

ឆ្ពោះទៅអនាគត



ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
របាយការណ៍ប្រចាំឆ្នាំ ២០២១



ការផ្ដោតការយកចិត្តទុកដាក់ លើអតិថិជន

ទំព័រ
៣៣

កែលម្អដំណើរការ និងប្រព័ន្ធប្រតិបត្តិការ
ធនាគារឲ្យកាន់តែល្អប្រសើរ ដើម្បីលើក
កម្ពស់បទពិសោធន៍សេវាកម្មអតិថិជន

ការបង្កើតផលប្រយោជន៍ហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព

ទំព័រ
១៤

បង្ហាញនូវលទ្ធផលហិរញ្ញវត្ថុ ដែល
គួរឲ្យសរសើរមួយឆ្នាំទៀត ដោយ
យើងសម្រេចបានគោលដៅប្រចាំឆ្នាំ

ការជួយត្រឡប់ ដល់សហគមន៍

ទំព័រ
៦០

រៀបចំ និងរួមចំណែក ក្នុងគម្រោង
ទំនួលខុសត្រូវសង្គម លើវិស័យ
ផ្សេងៗគ្នា នៅទូទាំងប្រទេស

ការបង្កើត
ផលប្រយោជន៍ហិរញ្ញវត្ថុ
ប្រកបដោយនិរន្តរភាព

ការអនុវត្តផែនការ
ប្រកបដោយវិន័យ

ការផ្ដោតការយកចិត្ត
ទុកដាក់ លើអតិថិជន

ការអភិវឌ្ឍ
មូលដ្ឋានគ្រឹះ

ស្ថាប័នដែលឆ្ពោះទៅមុខ
តាមចក្ខុវិស័យ

FORWARD 23⁺

ក្លាយជាធនាគារឈានមុខគេ ដែលផ្ដោតលើតំបន់អាស៊ាន



១០

ដំណើរការក្នុង
ប្រទេស នៅទូទាំងតំបន់អាស៊ាន
និងប្រទេសដទៃទៀត



មានបណ្តាញ សាខាជាង
៦៣០ កន្លែង





មានបុគ្គលិកបម្រើការ ប្រមាណ
៣៣.០០០នាក់



១៨ បម្រើអតិថិជនជាង
លាននាក់



ផ្នែកខាងក្នុង

នៃរបាយការណ៍

ទិដ្ឋភាពទូទៅ

សាវតារធនាគារ	០៨
ការប្តេជ្ញាលើគុណភាពសេវាកម្ម និងឧត្តមភាព	០៩
តម្លៃស្នូលរបស់ស្ថាប័ន	០៩
សារពីប្រធានក្រុមប្រឹក្សាភិបាល	១០
សារពីប្រធាននាយកប្រតិបត្តិក្រុមហ៊ុនមេ	១២
ការពិនិត្យមើលលទ្ធផលប្រតិបត្តិការរបស់ប្រធាននាយកប្រតិបត្តិ	១៤

ការពិនិត្យមើលធុរកិច្ច

សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម	២០
សេវាកម្មហិរញ្ញវត្ថុបុគ្គល	២១
សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ	២២
ធនធានសាជីវកម្ម	២៣
ហិរញ្ញវត្ថុ	២៤
ប្រតិបត្តិកម្ម	២៥
គ្រប់គ្រងហានិភ័យ	២៦
បច្ចេកវិទ្យា និងប្រតិបត្តិការ	២៨
រតនាភិបាល និងទីផ្សារ	៣០
ទីផ្សារ និងទំនាក់ទំនង	៣១
សវនកម្មផ្ទៃក្នុង	៣២
នីតិកម្ម និងលេខាធិការក្រុមហ៊ុន	៣២
បទពិសោធន៍សេវាកម្មអតិថិជន	៣៣
គ្រប់គ្រងផលិតផល	៣៣

អភិបាលកិច្ចធនាគារ

សេចក្តីថ្លែងការណ៍ ស្តីពីអភិបាលកិច្ចធនាគារ	៣៦
របាយការណ៍គណៈកម្មាធិការសវនកម្ម	៤៨
សេចក្តីថ្លែងការណ៍ ស្តីអំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង	៥១
រចនាសម្ព័ន្ធគ្រប់គ្រងក្រុមហ៊ុនមេ	៥៤
រចនាសម្ព័ន្ធក្រុមហ៊ុន	៥៥
របាយការណ៍ព័ត៌មានរបស់ធនាគារ	៥៦

**ព្រឹត្តិការណ៍សំខាន់ៗ និងការចុះផ្សាយ
ក្នុងសារព័ត៌មាននៅឆ្នាំ២០២១**

ព្រឹត្តិការណ៍សំខាន់ៗ	៦០
ការចុះផ្សាយក្នុងសារព័ត៌មាន	៦៤

**ប្រវត្តិសង្ខេបរបស់ក្រុមប្រឹក្សាភិបាល
និងគណៈកម្មាធិការគ្រប់គ្រង**

ក្រុមប្រឹក្សាភិបាល	៦៦
លេខាធិការក្រុមហ៊ុនរួម	៧៥
គណៈកម្មាធិការគ្រប់គ្រង	៧៦

របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ក្រុមប្រឹក្សាភិបាល	៨៨
របាយការណ៍សវនករឯករាជ្យ	៩០
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៩២
របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ	៩៣
របាយការណ៍បម្រែបម្រួលមូលធន	៩៤
របាយការណ៍លំហូរសាច់ប្រាក់	៩៥
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	៩៦
ព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃកម្ពុជា	១៣៨

បណ្តាញរបស់ធនាគារ

បណ្តាញធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី	១៥៤
បណ្តាញសាខារបស់ក្រុមហ៊ុនមេ	១៥៦


ទិដ្ឋភាពទូទៅ

- ០៨ សាវតារធនាគារ
- ០៩ ការប្តេជ្ញាលើគុណភាពសេវាកម្ម និងខុត្តមភាព
- ០៩ តម្លៃស្នូលរបស់ស្ថាប័ន
- ១០ សារពីប្រធានក្រុមប្រឹក្សាភិបាល
- ១២ សារពីប្រធាននាយកប្រតិបត្តិក្រុមហ៊ុនមេ
- ១៤ ការពិនិត្យមើលលទ្ធផលប្រតិបត្តិការរបស់ប្រធាននាយកប្រតិបត្តិ





សាវតារធនាគារ



១៤ សាខា



៤៥០ បុគ្គលិក



៣៥.០០០ អតិថិជន

អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចាប់ផ្តើមប្រតិបត្តិការ នៅក្នុងទីផ្សារប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកដំណើរការសាខាធនាគារពាណិជ្ជទី១ នៅ ចំណុចលាភរាជធានីភ្នំពេញ។ រហូតមកដល់បច្ចុប្បន្ននេះ ធនាគារមានសាខាចំនួន ១៤កន្លែង ជាមួយនឹងម៉ាស៊ីនដាក់ប្រាក់ ១១កន្លែង ម៉ាស៊ីនដាក់ប្រាក់ប្រើប្រាស់ប្រព័ន្ធប្រាក់ ១០កន្លែង និងម៉ាស៊ីនអេតីអិម ៤០កន្លែង នៅក្នុងខេត្ត និងរាជធានីសំខាន់ៗចំនួនប្រាំ នៃព្រះរាជាណាចក្រកម្ពុជា រួមមានរាជធានី ភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។

បច្ចុប្បន្ននេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី កំពុងបម្រើសេវាកម្ម និងផ្តល់ផលិតផលធនាគារ ជូនដល់អតិថិជនប្រមាណ ៣៥.០០០នាក់ ដែលរួមមានទាំងអតិថិជនជាបុគ្គល និងក្រុមហ៊ុន។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់ចំនួនអតិថិជន នៅក្នុងប្រទេសកម្ពុជា ធនាគារ មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និង គ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។

គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មាននិយោជិតជាង ៤៥០នាក់ ដែលមានបទពិសោធន៍ និងជំនាញផ្សេងៗគ្នា ទាំងក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាវិស័យ ផ្សេងៗទៀតផងដែរ។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នៅក្នុងប្រទេសកម្ពុជា បានប្តេជ្ញាចិត្ត ក្នុងការកសាងវិស័យហិរញ្ញវត្ថុ ឲ្យរឹងមាំ និងយូរអង្វែងមួយ សម្រាប់អតិថិជនរបស់ខ្លួន ហើយនឹង បន្តព្យាយាមបង្កើតឱកាស និងគុណតម្លៃ តាមរយៈផលិតផល និងសេវាកម្មថ្មីៗ ដែលមាន អត្ថប្រយោជន៍ខ្ពស់។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មានមោទនភាពក្រៃលែង ដោយសារតែ យើងមិនត្រឹមតែជាអ្នកបម្រើសេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូអាជីវកម្មដ៏ល្អមួយ របស់អតិថិជនផងដែរ ក្នុងការគាំទ្រឲ្យពួកគេឲ្យធ្វើការសម្រេចចិត្តត្រឹមត្រូវ លើផ្នែកហិរញ្ញវត្ថុ និង ការវិនិយោគ។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺជាសាខារបស់ស៊ីអាយអិមប៊ី គ្រុប។

អំពី ស៊ីអាយអិមប៊ី គ្រុប

ស៊ីអាយអិមប៊ី គ្រុប គឺជាធនាគារឈានមុខគេមួយ ដែលផ្តោតលើតំបន់អាស៊ាន និងជាដៃគូ ប្រឹក្សាសាជីវកម្មធំបំផុតមួយ ក្នុងតំបន់។ ស៊ីអាយអិមប៊ី គ្រុប ក៏នាំមុខគេ ក្នុងពិភពលោក លើផ្នែក ហិរញ្ញវត្ថុឥស្សាមធ្យមផងដែរ។

ស៊ីអាយអិមប៊ី គ្រុប មានទីស្នាក់ការកណ្តាល នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយមាន ផ្តល់សេវាកម្មធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្សាម សេវាកម្មគ្រប់គ្រងទ្រព្យធន និងផលិតផល ព្រមទាំងសេវាកម្មទូទាត់ឌីជីថលផងដែរ។ ស៊ីអាយអិមប៊ី គ្រុប គឺស្ថិតក្នុងលំដាប់ លេខ៥ នៅអាស៊ីអាគ្នេយ៍ បើគិតលើទ្រព្យសកម្ម នៅចុងឆ្នាំ២០២១ ដែលមានបុគ្គលិកជាង ៣៣.០០០នាក់ និងអតិថិជនប្រហែល ១៨លាននាក់។

ស៊ីអាយអិមប៊ី គ្រុប ហូលខ្ទឹង បើហាង ត្រូវបានចុះបញ្ជី នៅលើទីផ្សារភាគហ៊ុន ប៊ូរសា ម៉ាឡេស៊ី (Bursa Malaysia) តាំងពីឆ្នាំ ១៩៨៧ ជាមួយតម្លៃលើទីផ្សារភាគហ៊ុន ៥៥.៣ពាន់លានរឹងហ្គីត ម៉ាឡេស៊ី បើគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១។ ទ្រព្យសរុប គិតត្រឹមចុងឆ្នាំ២០២១ មានចំនួន ៦២១,៩ពាន់លានរឹងហ្គីតម៉ាឡេស៊ី ជាមួយប្រាក់បម្រុងរបស់ភាគហ៊ុនិកសរុបចំនួន ៥៨,៩ពាន់ លានរឹងហ្គីតម៉ាឡេស៊ី ហើយទ្រព្យសរុបរបស់ធនាគារឥស្សាម មានចំនួន ១៥២,៨ពាន់ លានរឹងហ្គីតម៉ាឡេស៊ី។ គិតត្រឹមចុងឆ្នាំ២០២១ ភាគហ៊ុនិក ដែលមានភាគហ៊ុនច្រើនបំផុត គឺ Khazanah Nasional ដែលមាន ២៥,៧% នៃភាគហ៊ុនសរុប។ ប្រាក់បម្រុងសម្រាប់បុគ្គលិក (EPF) មានចំនួន ១៥,៣%។ Permodalan Nasional Berhad មានចំនួន ១១,៨% និង Kumpulan Wang Persaraan (Diperbadankan) មានចំនួន ៦,៣%។

ទិដ្ឋភាពទូទៅ

ការប្តេជ្ញាលើគុណភាពសេវាកម្ម និងឧត្តមភាព

ការប្តេជ្ញាលើគុណភាពសេវាកម្ម និងឧត្តមភាព

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺជាក្រុមហ៊ុន ដែលផ្ដោតលើការដឹកនាំរបស់មនុស្ស។ នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី អ្វីដែលយើងផ្ដោតជាសំខាន់នោះ គឺការផ្តល់សេវាកម្ម ដល់អតិថិជន ឬក៏គាំទ្រដល់អ្នក ដែលផ្តល់សេវាកម្ម ដល់អតិថិជន។

តាំងពីដើមរៀងមក អតិថិជន គឺជាចំណុចស្នូល នៃគ្រប់ការងារទាំងអស់ ដែលយើងបានធ្វើ។ គុណតម្លៃស្នូលទី១ របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺយើងផ្ដោតការយកចិត្តទុកដាក់ លើអតិថិជន។ វត្តមានរបស់ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺដើម្បីអតិថិជន ហើយយើងផ្តល់ផលិតផល និងសេវាកម្ម ដែលអតិថិជនយល់ និងផ្តល់តម្លៃឲ្យ។

យើងក៏ផ្ដោតសំខាន់ដូចគ្នាផងដែរ ទៅលើគុណតម្លៃស្នូលចំនួនបួនផ្សេងទៀត រួមមានសមិទ្ធផលខ្ពស់ ការផ្តល់លទ្ធភាពដល់បុគ្គលិក កម្លាំងចម្រុះ និងសុចរិតភាព។ យើងជឿជាក់ថា ការរួមបញ្ចូលគ្នានៃគុណតម្លៃស្នូលទាំងអស់នេះ ទៅលើអ្វីគ្រប់យ៉ាង ដែលយើងធ្វើ នឹងបង្កើតនូវគុណតម្លៃយូរអង្វែង មិនត្រឹមតែសម្រាប់អតិថិជនប៉ុណ្ណោះទេ តែថែមទាំងសម្រាប់បុគ្គលិក និងភាគីពាក់ព័ន្ធរបស់យើងផងដែរ។

ដើម្បីសម្រេចបានគោលដៅសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានកំណត់គោលការណ៍ នៃសេវាកម្មអតិថិជនរបស់ខ្លួន ដើម្បីផ្តល់សេវាកម្មល្អប្រសើរ ជូនដល់អតិថិជន។ គ្រប់ពេលវេលាទាំងអស់ យើងនឹង៖

នៅធនាគារ
ស៊ីអាយអិមប៊ី ភីអិលស៊ី
អតិថិជន
គឺជាអ្វីដែលយើងផ្ដោត
ការយល់ចិត្តទុកដាក់
ខ្លាំងបំផុត



ធ្វើការវត្តមានអតិថិជន
ដោយការសំពះ



ផ្តល់សេវាកម្ម ភ្ជាប់
ជាមួយនឹងស្មារតីញញឹម



បម្រើសេវាកម្មអតិថិជន
ដោយកាត់បន្ថយ
រយៈពេលរង់ចាំ
មិនលើសពី ៥ នាទី



ផ្ដោតទៅលើ
ដំណោះស្រាយ
សម្រាប់អតិថិជន

តម្លៃស្នូលរបស់ស្ថាប័ន

ការយកចិត្តទុកដាក់ លើអតិថិជន

យើងខ្ញុំតែងតែនៅជាមួយអតិថិជន
ដើម្បីធានាថា ពួកគេទទួលបាន
ភាពរីករាយ និងការពេញចិត្ត។

សមិទ្ធផលខ្ពស់

យើងខ្ញុំតែងតែខិតខំបំពេញការងារ
អស់ពីសមត្ថភាព និងលើសពីការ
រំពឹងទុក។

សុចរិតភាព

យើងខ្ញុំតែងតែរក្សានូវសុចរិតភាព
ទំនួលខុសត្រូវ និងគណនេយ្យភាព
ក្នុងការបំពេញការងារ។ មានភាព
ប្រុងប្រយ័ត្ន មានការត្រៀមខ្លួន
ជានិច្ច មានភាពហ្មត់ចត់។

ភាពចម្រុះគ្នា និងភាពរួមគ្នា

យើងខ្ញុំជឿជាក់ថា អ្នកគ្រប់គ្នា
សុទ្ធតែបានចូលរួមចំណែក ដោយ
មិនប្រកាន់ជាតិសាសន៍ ភេទ ឬ
គំនិតផ្សេងគ្នា។

ភាពរហ័សរហួន

យើងខ្ញុំបត់បែនយ៉ាងឆាប់រហ័ស
ក្នុងការផ្លាស់ប្តូរ ហើយធ្វើជាអ្នក
ដោះស្រាយបញ្ហាឲ្យបានល្អ។

សារពីប្រធានក្រុមប្រឹក្សាភិបាល



Forward23+

ដើម្បីសម្រេចតាមយុទ្ធសាស្ត្រ Forward23+
 ធនាគារ ស៊ីអាយអិមប៊ី បានរក្សា និងលើកកម្ពស់អត្តសញ្ញាណ
 និងកេរ្តិ៍ឈ្មោះស្លាកសញ្ញា ក្នុងនាមជា
 «ធនាគារសហគមន៍សាកលល្បីល្បាញមុខគេមួយ»
 ក្នុងប្រទេសកម្ពុជា។

យើងទាំងអស់គ្នាបានឆ្លងកាត់រយៈពេលប៉ុន្មានឆ្នាំ ក្នុងការតស៊ូជម្នះនឹងស្ថានភាពលំបាក នៃជំងឺរាតត្បាតជាសាកល។ ក្នុងឆ្នាំ២០២១ អ្វីៗគ្រប់យ៉ាងបានឈានដល់របត់ថ្មីមួយកាន់តែល្អប្រសើរ ហើយប្រទេសជាច្រើនចាប់ផ្តើមមានភាពធូរស្បើយ ដោយសន្សឹមៗ។ ដូចនឹងប្រទេសកម្ពុជាដែរ ប្រទេសទាំងអស់បានសម្របខ្លួនរស់នៅ ក្នុងភាពប្រក្រតីថ្មី។

អត្រាឆ្លង និងអត្រាស្លាប់ នៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា បានថយចុះ ក្នុងត្រីមាសទីបួន នៃឆ្នាំ២០២១ តាមរយៈភាពជោគជ័យថ្នាក់ជាតិ នៃការដាក់ចេញកម្មវិធីចាក់វ៉ាក់សាំងបង្ការ។ គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួនជាង ៨០ភាគរយ ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនពីរដូស។ ចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរបានដកបម្រាមគោចរ និងបើកប្រទេសឡើងវិញ សម្រាប់សកម្មភាពអាជីវកម្មផ្សេងៗ ដោយបន្តអនុវត្តវិធានការសុខាភិបាលយ៉ាងតឹងរឹង។ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ រយៈពេលនៃការធ្វើចត្តាឡីស័ក ត្រូវបានដកចេញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងបានពេញលេញ។

ភាពខុសគ្នា នៃគោលនយោបាយ សេដ្ឋកិច្ច និងកម្មវិធីចាក់វ៉ាក់សាំងបង្ការ នៅបណ្តាប្រទេសនីមួយៗ បាននាំឲ្យកម្រិតនៃការបើកព្រំដែន និងសេដ្ឋកិច្ចឡើងវិញ មានភាពខុសគ្នាផងដែរ។ យោងតាមរបាយការណ៍ របស់ធនាគារពិភពលោក សេដ្ឋកិច្ចពិភពលោក បានកើនឡើង ៥,៩% ក្នុងឆ្នាំ២០២១ បើធៀបនឹងឆ្នាំ២០២០ បានធ្លាក់ចុះ -៤,៤% ហើយសេដ្ឋកិច្ចតំបន់អាស៊ាន បានកើនឡើង ២,៩% ក្នុងឆ្នាំ២០២១ បើធៀបនឹងឆ្នាំ២០២០ បានធ្លាក់ចុះ -៣,៤%។ ស្របតាមទំនោរកំណើន នៅថ្នាក់តំបន់ និងពិភពលោក រួមទាំងភាពជោគជ័យ នៃកម្មវិធីចាក់វ៉ាក់សាំងបង្ការបានលឿនឆាប់រហ័ស និងប្រសិទ្ធភាពខ្ពស់ សេដ្ឋកិច្ចកម្ពុជាបានកើនឡើង ៣% ក្នុងឆ្នាំ២០២១ បើធៀបនឹងឆ្នាំ២០២០ បានធ្លាក់ចុះ -៣,១% ខណៈដែលអត្រាអតិផរណា នៅរក្សាកម្រិតទាប ក្នុងអត្រា ២,៩% សម្រាប់រយៈពេលពីរឆ្នាំជាប់គ្នា ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១។ កំណើនសេដ្ឋកិច្ចរបស់ប្រទេស ត្រូវបានជំរុញជាចម្បង ដោយវិស័យសំខាន់ៗ រួមមានផលិតផលកម្មឥសាន ដែលបានកើនឡើង ១២% លើផលិតផលនាំចេញ ខណៈដែលវិស័យកសិកម្ម និងសំណង់ ដែលបានកើនឡើង ១,៤% ដូចគ្នា។

ប្រព័ន្ធធនាគាររបស់ប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងកំណើនសេដ្ឋកិច្ចជាតិ នារយៈពេលច្រើនឆ្នាំកន្លងមកនេះ។ ប្រព័ន្ធធនាគាររក្សាបាននូវភាពរឹងមាំ និងមានភាពរីកចម្រើនល្អប្រសើរ ក្នុងឆ្នាំ២០២១ ទោះបីជាទទួលរងឥទ្ធិពល នៃជំងឺកូវីដ-១៩ក៏ដោយ។ ធនាគារជាតិ នៃកម្ពុជា បានត្រួតពិនិត្យ និងលើកកម្ពស់យ៉ាងទៀងទាត់ លើការអនុវត្តបទប្បញ្ញត្តិ ក្នុងប្រព័ន្ធធនាគារ ដើម្បីធានានូវស្ថេរភាព និងសុខុមាលភាព ហើយប្រកាន់ខ្ជាប់នូវការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ។ ទ្រព្យសកម្មសរុបនៃប្រព័ន្ធធនាគារ បានកើនឡើងដល់ប្រមាណ ៦៨,២ពាន់លានដុល្លារអាមេរិក ដែលមានកំណើនប្រចាំឆ្នាំ ១៦% ក្នុងឆ្នាំ២០២១។ ស្របពេលឈានចូលដល់ទស្សវត្សទីពីរ នៃប្រតិបត្តិការអាជីវកម្ម ក្នុងប្រទេសកម្ពុជា ធនាគារ ស៊ីអាយអិមប៊ី សម្រេចបានសមិទ្ធផលហិរញ្ញវត្ថុដ៏គាប់ប្រសើរ ជាមួយនឹងប្រាក់ចំណេញមុនបង់ពន្ធ ២៨,៥លានដុល្លារអាមេរិក ដែលមានកំណើនប្រចាំឆ្នាំ ៧% ក្នុងឆ្នាំ២០២១។

ក្នុងនាមជាអ្នកផ្តល់សេវាហិរញ្ញវត្ថុ និងជាដៃគូអាជីវកម្មដ៏ពិតប្រាកដមួយ ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា បានផ្តោតសំខាន់ លើការបន្តលើកកម្ពស់បទពិសោធន៍សេវាកម្មអតិថិជន ដើម្បីបំពេញគ្រប់តម្រូវការ ដែលកំពុងកើនឡើងរបស់អតិថិជន។ ធនាគារ ស៊ីអាយអិមប៊ី បានរក្សាភាពឈានមុខគេក្នុងទីផ្សារ ផ្អែកលើបរិយាកាស និងបរិស្ថាន នៅក្នុងសាខា។ ក្នុងឆ្នាំ២០២១ យើងបានកែលម្អ និងធ្វើទំនើបកម្មសាខាចំនួនពីរ ក្នុងរាជធានីភ្នំពេញ ដើម្បីនាំយកបទពិសោធន៍កាន់តែល្អប្រសើរ ដល់អតិថិជន។ ក្នុងរយៈពេល នៃរាតត្បាតជំងឺជាសាកល ធនាគារ ស៊ីអាយអិមប៊ី បានគ្រប់គ្រង និងសម្របខ្លួនយ៉ាងល្អប្រសើរ ដោយរក្សាបាននូវកំណើនប្រាក់ចំណេញប្រចាំឆ្នាំទៀងទាត់ ព្រមទាំងបានជួយសម្រួល ដល់អតិថិជន ក្នុងអំឡុងពេលដ៏លំបាកនេះ ជាមួយនឹងការរៀបចំឡើងវិញ និងពង្រីកកាលវិភាគបង់ឥណទាន។

ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា បានប្តេជ្ញាចិត្ត ក្នុងការប្រកាន់ខ្ជាប់ និងលើកកម្ពស់យ៉ាងមុតមាំនូវការអនុវត្តតាមបទប្បញ្ញត្តិធនាគារ ក្នុងស្ថាប័នទាំងមូល ដើម្បីអនុលោមតាមបទប្បញ្ញត្តិ និងសេចក្តីណែនាំផ្សេងៗ ដែលពាក់ព័ន្ធ។ ជាការរួមចំណែក ដល់កិច្ចប្រឹងប្រែងរបស់ធនាគារជាតិ នៃកម្ពុជា ក្នុងការអនុវត្តច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានកេរ្តិ៍រកម្ម ធនាគារ ស៊ីអាយអិមប៊ី

ទិដ្ឋភាពទូទៅ

សារពីប្រធាននាយកប្រតិបត្តិក្រុមហ៊ុនមេ

បានធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងនីតិវិធីផ្ទៃក្នុង ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម និងការគ្រប់គ្រងបញ្ជីឈ្មោះបុគ្គល ដោយដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិ នៃការប្រឆាំងការសម្អាតប្រាក់ថ្មី ដំណាក់កាលទីមួយ ដែលជួយបង្កើនប្រសិទ្ធភាពក្របខណ្ឌបញ្ជី ឈ្មោះអតិថិជនហានិភ័យ ហើយអនុញ្ញាតឱ្យយើង បង្កើនប្រសិទ្ធភាពតាមដាន និងគ្រប់គ្រងកម្រិត ហានិភ័យផងដែរ។ ដើម្បីធានានូវការយល់ដឹង និងការអនុវត្ត ដែលអនុលោមតាមច្បាប់ ទូទាំងធនាគារ បុគ្គលិកថ្មីទាំងអស់ត្រូវឱ្យចូលរៀនវគ្គបណ្តុះបណ្តាល ក្នុងរយៈពេលបីខែ គិតចាប់ពីថ្ងៃចូលបម្រើ ការងារ នៅធនាគារ ហើយបុគ្គលិក ដែលបម្រើការងារស្រាប់ ត្រូវឱ្យចូលរៀនវគ្គសិក្សាប្រចាំឆ្នាំ តាមប្រព័ន្ធអេឡិចត្រូនិក អំពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ។

ធនធានមនុស្ស គឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់យើង ហើយពួកគេជាអ្នកកសាង និងរួមចំណែក យ៉ាងសំខាន់ ចំពោះធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា រហូតបានក្លាយជាធនាគារអន្តរជាតិ ឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ធនាគារបានវិនិយោគយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍ ជំនាញ និងសមត្ថភាពរបស់បុគ្គលិក ដើម្បីពង្រឹងប្រសិទ្ធភាព នៃការរួមចំណែក ដល់ប្រតិបត្តិការរបស់ ធនាគារ ក៏ដូចជាផ្តល់នូវការអភិវឌ្ឍអាជីពការងារយ៉ាងច្បាស់លាស់ ជាមួយនឹងឱកាសអភិវឌ្ឍការងារ នៅក្នុង និងឆ្លងនាយកដ្ឋាន ទាំងនៅក្នុងស្រុក និងថ្នាក់តំបន់។ ធនាគារ ស៊ីអាយអិមប៊ី បានប្តេជ្ញាចិត្ត ក្នុងការទាក់ទាញ បណ្តុះ និងរក្សាបុគ្គលិកក្នុងស្រុក ក្នុងវិស័យធនាគារ នៃប្រទេសកម្ពុជា។ ជាមួយនឹង គំនិតផ្តួចផ្តើម និងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកដ៏សម្បូរបែប និងមានប្រសិទ្ធភាព ធនាគារ ស៊ីអាយអិមប៊ី សម្រេចបានកំណើនអាជីវកម្មគួរឱ្យកត់សម្គាល់ ហើយបានក្លាយជាក្រុមហ៊ុនបុត្រ សម្ព័ន្ធ ដែលមានភាពរីកចម្រើនខ្ពស់បំផុតមួយរបស់ស៊ីអាយអិមប៊ី គ្រប ដែលយើងអាចសម្រេច បានតាមរយៈបុគ្គលិកជនជាតិខ្មែរទាំងស្រុង។

ជាមួយនឹងដំណើរអាជីវកម្មដ៏ជោគជ័យ ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា បានប្តេជ្ញាចិត្ត ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍរបស់ប្រទេស និងសហគមន៍នានាផងដែរ។ ធនាគារ ស៊ីអាយអិមប៊ី ជឿជាក់យ៉ាងមុតមាំថា វិស័យអប់រំ សុខាភិបាល បរិស្ថាន និងសង្គមកិច្ច គឺជាវិស័យគន្លឹះសំខាន់ ដែល យើងអាចចូលរួមលើកស្ទួយយ៉ាងមានប្រសិទ្ធភាព និងប្រសិទ្ធផលបំផុត តាមរយៈកម្មវិធីទំនួល ខុសត្រូវសង្គមរបស់យើង។ ក្នុងឆ្នាំ២០២១ ធនាគារ ស៊ីអាយអិមប៊ី បានពង្រីកកម្មវិធីឧបត្ថម្ភ ជាមួយនឹង អង្គការដៃគូដទៃទៀត រួមមានអង្គការបង្រៀន ដើម្បីកម្ពុជា (TFC) ដោយបរិច្ចាគទឹកប្រាក់ចំនួន ៤០លានរៀល ដើម្បីគាំទ្រកិច្ចប្រឹងប្រែងរបស់ពួកគេ ក្នុងការដោះស្រាយបញ្ហាវិសមភាព នៃការ អប់រំ និងអង្គការ Little Hearts ដោយបរិច្ចាគគ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សា ដើម្បីគាំទ្រ ដល់បេសកកម្មរបស់ពួកគេ ក្នុងការជួយសង្គ្រោះកុមារគ្មានទីលំនៅ ឱ្យចាកផុតពីជីវិតក្រលំបាក ដែលរស់នៅតាមផ្លូវ។

មិនតែប៉ុណ្ណោះ ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា មានមោទនភាព ដែលបានរួមចំណែក ដល់មជ្ឈមណ្ឌលសូត្រខ្មែរ ក្នុងការកសាងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ឧស្សាហកម្មសូត្រខ្មែរ តាមរយៈ ការស្រាវជ្រាវ លើការចិញ្ចឹមបីបាច់ដង្កូវនាង។ ដើម្បីសម្រេចបានគោលដៅនេះ ធនាគារ ស៊ីអាយអិមប៊ី បានឧបត្ថម្ភសម្ភារៈពិសោធន៍ទំនើប ដើម្បីជួយដល់ការបង្កើតចំណីសិប្បនិម្មិត សម្រាប់ការចិញ្ចឹម បីបាច់ដង្កូវនាង និងទទួលបានលទ្ធផលដង្កូវនាងកាន់តែល្អប្រសើរ។ តាមរយៈការគាំទ្ររបស់យើងនេះ មជ្ឈមណ្ឌលសូត្រខ្មែរ អាចសម្រេចបានគោលដៅរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព ក្នុងការលើកកម្ពស់ អត្តសញ្ញាណសូត្រខ្មែរ និងលើកស្ទួយកេរ្តិ៍មរតកសូត្រខ្មែរទាំងមូល។ ជាផ្នែកមួយនៃការឧបត្ថម្ភនេះ យើងក៏បានផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ដល់និស្សិតចំនួន ៥រូប នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដែលបានស្ម័គ្រចិត្តបម្រើការងារ ក្នុងមជ្ឈមណ្ឌលសូត្រខ្មែរផងដែរ។

ដើម្បីបន្តជួយត្រឡប់ ដល់ប្រទេសជាតិបន្ថែមទៀត ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា បាន រួមចំណែក ដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ យើង បានបរិច្ចាគសម្ភារៈចាំបាច់នានា រួមមានឧបករណ៍តេស្តរហ័ស ម៉ាស់ការពារ និងទឹកអាល់កុល ដល់ អាជ្ញាធរមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ធនាគារ ស៊ីអាយអិមប៊ី បានចូលរួមជួយដល់ការអភិវឌ្ឍវិស័យសុខាភិបាល ក្នុងប្រទេស ជាពិសេសចាប់តាំងពីការរាតត្បាត ជំងឺជាសាកលមកម្ល៉េះ តាមរយៈទាំងមធ្យោបាយហិរញ្ញវត្ថុ និងជំនួយដោយផ្ទាល់ ដោយសហការ ជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធ គិតចាប់ពីវិស័យឯកជន អង្គការក្រៅរាជរដ្ឋាភិបាល និងអាជ្ញាធរមាន សមត្ថកិច្ចជាដើម។

ដំណើរការក្នុងប្រទេសកម្ពុជា ចាប់តាំងពីចុងឆ្នាំ២០១០ ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ ចំពោះផលិតផល និងសេវាកម្មធនាគារ ប្រកបដោយគុណភាព និងភាពច្នៃប្រឌិត ខ្ពស់ ដោយទទួលបានពានរង្វាន់ទៀតផង រួមមានពានរង្វាន់ «ធនាគារអន្តរជាតិល្អបំផុត នៅកម្ពុជា» និងពានរង្វាន់ «ទីនៃការងារល្អបំផុត នៅកម្ពុជា»។ សមិទ្ធផលទាំងអស់នេះ បានផ្តល់នូវកម្លាំងចិត្ត ដល់យើង ក្នុងការបន្តខិតខំបម្រើការងារ ផ្អែកលើភាពខ្លាំងរបស់យើង និងចាប់យកឱកាសផ្សេងទៀត ដើម្បីភាពរីកចម្រើនបន្ថែមទៀត។ យើងខិតខំប្រឹងប្រែងជម្នះនឹងទីផ្សារផ្លាស់ប្តូរឥតឈប់ឈរ របស់ប្រទេសកម្ពុជា ដោយផ្តល់នូវសេវាកម្មធនាគារសក្តិសមបំផុត ដែលយល់ច្បាស់ ពីតម្រូវការ នៃទីផ្សារក្នុងស្រុក។ ធនាគារ ស៊ីអាយអិមប៊ី តែងតែខិតខំលើសពីការរំពឹងទុក ដើម្បីបំពេញចិត្ត អតិថិជន នៅទូទាំងតំបន់អាស៊ាន និងលើសពីនេះ។

ស្របតាមចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ស៊ីអាយអិមប៊ី គ្រប នៃការបង្កើតគុណតម្លៃ ប្រកប ដោយនិរន្តរភាព ដើម្បីលើកស្ទួយជីវភាពអតិថិជន និងសង្គមជាតិទាំងមូល ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា បានអនុវត្តយុទ្ធសាស្ត្រ Forward23+ ដែលជាផែនទីយុទ្ធសាស្ត្ររយៈពេលមធ្យម រួមមាន -ការបង្កើតផលប្រយោជន៍ហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព -ការអនុវត្តផែនការ ប្រកបដោយ វិន័យ -ការផ្តោតលើការយកចិត្តទុកដាក់ លើអតិថិជន -ការអភិវឌ្ឍមូលដ្ឋានគ្រឹះ និង -ស្ថាប័នដែល ឆ្ពោះទៅមុខ តាមចក្ខុវិស័យ។ ដើម្បីសម្រេចតាមយុទ្ធសាស្ត្រ Forward23+ ធនាគារ ស៊ីអាយអិមប៊ី បានរក្សា និងលើកកម្ពស់អត្តសញ្ញាណ និងកេរ្តិ៍ឈ្មោះស្លាកសញ្ញា ក្នុងនាមជា «ធនាគារសហគមន៍ សាកលឈានមុខគេមួយ» ក្នុងប្រទេសកម្ពុជា។

សម្រាប់ផែនការអនាគត យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនឹងភាគីពាក់ព័ន្ធ និងដៃគូ របស់យើង ក្នុងការអនុវត្តគំនិតផ្តួចផ្តើម និងគម្រោងថ្មីៗ ដែលរួមចំណែកដល់ភាពរីកចម្រើន និងការ អភិវឌ្ឍ ប្រកបដោយនិរន្តរភាព ក្នុងប្រទេសកម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការ វិនិយោគផ្នែកឌីជីថល និងបន្តជាអាទិភាពរបស់យើង។ យើងនឹងកែលម្អ ដោយនាំយកផលិតផលថ្មីៗ និងកម្មវិធីធនាគារចល័ត តាមទូរស័ព្ទដៃ (Mobile App) ដែលនឹងដាក់ឱ្យអតិថិជនប្រើប្រាស់ ក្នុង ឆ្នាំ២០២២។ កម្មវិធីទូរស័ព្ទនេះ ផ្តល់នូវសុវត្ថិភាព ភាពងាយស្រួល និងឆាប់រហ័ស ហើយយើងនឹង បន្តផ្តល់ជូនផលិតផល និងសេវាកម្មធនាគារជាច្រើនទៀត ដែលអតិថិជនរបស់យើងផ្តល់តម្លៃ និង ទទួលបានអត្ថប្រយោជន៍ជាច្រើន សម្រាប់ឆ្នាំខាងមុខ។

ជាចុងក្រោយ តាងនាមឱ្យក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ ស៊ីអាយអិមប៊ី ខ្ញុំសូមសម្តែងការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាល កម្ពុជា ធនាគារជាតិ នៃកម្ពុជា និងអតិថិជនទាំងអស់ ដែលតែងតែគាំទ្រ និងជឿជាក់ លើធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃបើកដំណើរការដំបូង ក្នុងឆ្នាំ២០១០។ យើងសង្ឃឹម យ៉ាងមុតមាំថា ឆ្នាំ២០២២ ស្របតាមទំនោរវិជ្ជមាន នៃកំណើនសេដ្ឋកិច្ច និងភាពជោគជ័យ ក្នុងការ ប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺ ក្នុងប្រទេសកម្ពុជា នឹងក្លាយជាឆ្នាំ នៃភាពរីកចម្រើនម្តងទៀត សម្រាប់ វិស័យធនាគារ និងហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ដោយផ្តល់នូវការលូតលាស់ និងវិបុលភាព សម្រាប់ យើងទាំងអស់គ្នា។



Datuk Mohd Nasir Ahmad

ប្រធានក្រុមប្រឹក្សាភិបាល

សារពីប្រធាននាយកប្រតិបត្តិក្រុមហ៊ុនមេ



ជូនចំពោះ ភាគទុនិកទាំងអស់

ឆ្នាំ២០២១ គឺជាពេលវេលាប្រឈមមួយ ជាមួយនឹងការចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរៗ នៃសកម្មភាពសេដ្ឋកិច្ច ស្របពេលដែលការរាតត្បាតនៃជំងឺកូវីដ-១៩ បានបន្តជះឥទ្ធិពលដល់សេដ្ឋកិច្ចសាកលលោក។ ប្រទេសមួយចំនួនបានបើកដំណើរការ ដោយកន្លែង តាមរយៈការវិវឌ្ឍគួរឲ្យកត់សម្គាល់ជាក់ស្តែង នៃកម្មវិធីចាក់វ៉ាក់សាំងរៀងៗខ្លួន ប៉ុន្តែភាពខុសប្លែកគ្នា នៃអត្រាចាក់វ៉ាក់សាំង និងវិធានការរបស់រដ្ឋាភិបាល បានបង្កឲ្យការបើកដំណើរប្រទេសឡើងវិញ មានភាពមិនស្មើគ្នា ទៅតាមប្រទេសនីមួយៗ។ នៅប្រទេសកម្ពុជា ការស្តារឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ មានសន្ទុះយឺតបន្តិច ដែលប៉ះពាល់ដល់ចលករសេដ្ឋកិច្ចសំខាន់ៗ រួមមានវិស័យសេដ្ឋកិច្ច និងផ្នែកបោះដុំ ព្រមទាំងផ្នែកលក់រាយ។ ទោះជាយ៉ាងណាក៏ដោយ ការទប់ស្កាត់បានជោគជ័យរបស់ប្រទេសកម្ពុជា លើការរាតត្បាតនៃជំងឺកូវីដ-១៩ បាននាំឲ្យមានការស្ទុះឡើងវិញជាចម្បង នៃសកម្មភាពសេដ្ឋកិច្ចនាំចេញ ហើយប្រទេសកម្ពុជា សម្រេចបានកំណើនផលិតផល ក្នុងស្រុកសរុប ក្នុងអត្រា ២,៤%។

ភាពស្រពិចស្រពិលនៃសេដ្ឋកិច្ច បានជះឥទ្ធិពល ដល់សមិទ្ធផលហិរញ្ញវត្ថុ របស់ធនាគារស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា។ ស្របពេលដែលទទួលបានភាពរីកចម្រើន ប្រកបដោយស្ថេរភាព ក្នុងឆ្នាំ២០២១ យើងកត់សម្គាល់នូវកំណើនចម្រើនបន្តិចបន្តួច ដែលកើតចេញពីការអូសបន្លាយ នៃជំងឺរាតត្បាតជាសាកល បើធៀបនឹងកំណើនពីរខ្ពស់ ដែលធ្លាប់ទទួលបានកាលពីឆ្នាំមុន។ យើងបានកត់ត្រាប្រាក់ចំណេញមុនបង់ពន្ធចំនួន ២៨,៥លានដុល្លារអាមេរិក ដែលមានកំណើនប្រចាំឆ្នាំ ក្នុងកម្រិត ៧%។ ក្នុងនោះ ឥណទានសរុបរបស់ធនាគារ មានកំណើនប្រចាំឆ្នាំក្នុងកម្រិត ៩% ដែលជំរុញចម្បង ពីផ្នែកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម។ ចំណែកប្រាក់បញ្ញើសរុបរបស់ធនាគារ បានកើនឡើងប្រចាំឆ្នាំ ក្នុងកម្រិត ៤% ដែលរួមចំណែកយ៉ាងសំខាន់ ពីកំណើនយ៉ាងរឹងមាំ ក្នុងកម្រិត ៤០% នៃផ្នែកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម។ ផលលើមូលធន (ROE) បន្តរក្សាកំណើនពីរខ្ពស់ដ៏ល្អប្រសើរ ក្នុងកម្រិត ១៥,៣% ក្នុងឆ្នាំ២០២១ ទោះបីជាមានការប្រឈម ផ្នែកសេដ្ឋកិច្ចក៏ដោយ។ ផ្អែកតាមយុទ្ធសាស្ត្រ Forward23+ របស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា យើងបានបន្តអនុវត្តតាមផែនការ និងធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។

សមិទ្ធផល ឆ្នាំ២០២១ Forward23+ ផែនការយុទ្ធសាស្ត្រ



៩៧,៩ គិតជាភាគរយ ក្នុងកម្មវិធី
វាយតម្លៃនិរន្តរភាពក្រុមហ៊ុនសាកល S&P



៤៨,៦%
អនុបាតចំណាយធៀបនឹងចំណូល

ទិដ្ឋភាពទូទៅ

សារពីប្រធាននាយកប្រតិបត្តិក្រុមហ៊ុនមេ

ឆ្នាំ២០២១ បានកត់សម្គាល់នូវការអនុវត្តផែនការយុទ្ធសាស្ត្រពេញមួយឆ្នាំ របស់ស៊ីអាយអិមប៊ី គ្រប គឺ Forward23+ ហើយខ្ញុំមានក្តីសោមនស្សរីករាយ ក្នុងការចែករំលែកសមិទ្ធផលគាប់ប្រសើរ ជីវិតមាន ដែលយើងសម្រេចបាន នាពេលកន្លងមក។ ជាផ្នែកមួយនៃកិច្ចខិតខំរបស់យើង ក្នុងការ បង្កើតផលប្រយោជន៍ហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព យើងបានកែទម្រង់ផលបត្ររបស់យើង ដើម្បីពង្រីកកំណើនប្រាក់ចំណេញ តាមផ្នែកសំខាន់ៗ ដូចជាផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គល ក៏ដូចជា សហគ្រាសខ្នាតតូច និងមធ្យម ហើយព្រមទាំងកំណត់ឡើងវិញ និងទម្លាក់ចោលផ្នែកជាក់លាក់ មួយចំនួន។ ការបង្កើនប្រសិទ្ធភាព នៃការចំណាយ គឺជាអាទិភាពចម្បងមួយ ដោយយើងរក្សាបាន ប្រសិទ្ធភាពចំណាយប្រតិបត្តិការ ក្រោមការគ្រប់គ្រងតឹងរឹង ហើយបានកត់ត្រាអនុបាតចំណាយ រៀបរៀងចំណូល (CIR) ក្នុងកម្រិត ៤៨,៦% បើធៀបនឹងឆ្នាំមុន ដែលមានកម្រិត ៥១,៧%។ ជាមួយគ្នានេះដែរ យើងបានបន្តប្រកាន់ខ្ជាប់ នូវការវិនិយោគ ដោយផ្ដោតលើផ្នែកគន្លឹះៗ រួមមាន បណ្តាញអាជីវកម្ម ក្នុងតំបន់អាស៊ាន ការគ្រប់គ្រងទ្រព្យសម្បត្តិ សេវាកម្មហិរញ្ញវត្ថុប្រតិបត្តិការ ក៏ដូចជាផ្នែកបច្ចេកវិទ្យា និងប្រតិបត្តិការជាដើម ស្របពេលដែលយើងបានពន្លឿនការផ្លាស់ប្តូរ ផ្នែក ឌីជីថល ហើយពង្រឹងភាពខ្លាំងរបស់យើងបន្ថែមទៀត។ តាមរយៈការវិនិយោគ ផ្នែកបច្ចេកវិទ្យា យើងបានលើកកម្ពស់កាន់តែខ្លាំងក្លា ជាមួយនឹងការអាចប្រើប្រាស់ប្រព័ន្ធស្មើតែ ១០០% នៅទូទាំង ប្រទេស។

សម្រាប់ផ្នែកលើកកម្ពស់និរន្តរភាព ស៊ីអាយអិមប៊ី គ្រប សម្រេចបានចំណាត់ថ្នាក់ គិតជាភាគរយ ទី៧៩ នៃឧស្សាហកម្មធនាគារសាកល ក្នុងកម្មវិធីវាយតម្លៃនិរន្តរភាពក្រុមហ៊ុនសាកល S&P (CSA) ក្នុងឆ្នាំ២០២១ ដែលសម្រេចបានគោលដៅឆ្នាំ២០២៤ មុនផែនការបីឆ្នាំ ដោយទទួលបានចំណាត់ថ្នាក់ គិតជាភាគរយ ទី៧៥។ កម្មវិធីវាយតម្លៃនិរន្តរភាពក្រុមហ៊ុនសាកល S&P (CSA) គឺជាឧបករណ៍វាយតម្លៃ ក្រុមហ៊ុននានា សម្រាប់ការដាក់បញ្ចូល ទៅក្នុងតារាងចំណាត់ថ្នាក់ Dow Jones Sustainability Index (DJSI)។ យើងនឹងបន្តខិតខំប្រឹងប្រែងឆ្ពោះទៅមុខបន្ថែមទៀត ដើម្បីធានាថា ស៊ីអាយអិមប៊ី គ្រប នៅរក្សាភាពឈានមុខគេ សម្រាប់កម្មវិធីលើកកម្ពស់និរន្តរភាព។

ក្នុងឆ្នាំ២០២២ ស៊ីអាយអិមប៊ី គ្រប នឹងបន្តអនុវត្តតាមផែនការយុទ្ធសាស្ត្រ Forward23+ ដែល ត្រូវបានកំណត់ ទៅតាមផ្នែក ដែលយើងផ្ដោតសំខាន់ៗ ស្របពេលឈានចូលឆ្នាំទីពីរ នៃដំណើរការ ផ្លាស់ប្តូរ យើងនឹងបន្តប្រកាន់ខ្ជាប់ នូវការវិនិយោគយុទ្ធសាស្ត្រ ទៅលើផ្នែកសំខាន់ៗ ដែលយើងចង់ ឲ្យភាពរីកចម្រើន ដោយការយកចិត្តទុកដាក់ទ្វេដង លើផ្នែកឌីជីថល ហើយបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកស្ទួយកម្មវិធីលើកកម្ពស់និរន្តរភាពរបស់យើង។ យើងនឹងរក្សាការផ្ដោតសំខាន់ លើការ កាត់បន្ថយការចំណាយ និងមូលដ្ឋានគ្រឹះសំខាន់ៗដទៃទៀត។ ផែនការយុទ្ធសាស្ត្ររបស់យើងនឹង បន្តអនុលោម តាមការប្តេជ្ញាចិត្តរបស់ស៊ីអាយអិមប៊ី គ្រប ចំពោះភាពរីកចម្រើនរបស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា។

ស្ថិតក្នុងតំបន់ ដែលមានភាពរីកចម្រើនឆាប់រហ័សមួយ ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា គឺពោរពេញដោយសក្តានុពលដ៏អស្ចារ្យ ដែលអាចធ្វើឲ្យខ្លួនឯងមានភាពខុសប្លែកពីគេ នៅលើទីផ្សារ ក្នុងស្រុក។ ក្នុងឆ្នាំនេះ យើងនឹងបន្តចាក់គ្រឹះកាន់តែរឹងមាំ ក្នុងការអភិវឌ្ឍអាជីវកម្ម ខណៈដែលយើង នឹងបង្កើនការខំប្រឹង លើផ្នែកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម ក៏ដូចជាសហគ្រាសខ្នាតតូច និងមធ្យម ហើយបង្កើតភាពខ្លាំងឡើងវិញ លើផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គលរបស់យើង។ ជាមួយគ្នានេះ យើង នឹងរក្សាការផ្ដោតសំខាន់ លើការលើកកម្ពស់ប្រសិទ្ធផល នៃការចំណាយ ការផ្ដោតលើការយកចិត្ត ទុកដាក់ លើអតិថិជន និងមូលដ្ឋានគ្រឹះសំខាន់ៗផ្សេងទៀត។ ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនេះ បានដើរ តួនាទីយ៉ាងសំខាន់ ក្នុងការគ្រួសត្រាយផ្លូវរបស់ស៊ីអាយអិមប៊ី គ្រប ដើម្បីក្លាយជាធនាគារឈាន មុខគេមួយ ដែលយកចិត្តទុក លើតំបន់អាស៊ាន។ ទីតាំងយុទ្ធសាស្ត្រ និងបរិយាកាសបទប្បញ្ញត្តិដ៏ អំណោយផល រួមទាំងបណ្តាញក្នុងតំបន់អាស៊ានដ៏រឹងមាំរបស់ស៊ីអាយអិមប៊ី គ្រប នឹងជួយយើង ក្នុង

ការបង្កើត និងនាំយកប្រតិបត្តិការឆ្លងតំបន់ ដូចជាសេវាផ្តល់ហិរញ្ញប្បទាន លើខ្សែសង្វាក់ផ្គត់ផ្គង់ និង សេវាផ្ទេរប្រាក់អន្តរជាតិជាដើម។ ទាំងអស់នេះបានជំរុញដល់ស៊ីអាយអិមប៊ី គ្រប ក្នុងការពង្រឹងគុណ តម្លៃរបស់ខ្លួន ក្នុងនាមជា ធនាគារថ្នាក់អាស៊ានយ៉ាងពិតប្រាកដមួយ។

ខណៈដែលប្រទេស ក្នុងតំបន់អាស៊ាន បន្តបើកព្រំដែនឡើងវិញបណ្តើរៗ ហើយសកម្មភាព សេដ្ឋកិច្ចបានត្រឡប់មកប្រក្រតី ដូចមុនពេលមានជំងឺរាតត្បាតជាសាកលបន្តិចម្តងៗ សេដ្ឋកិច្ច ប្រទេសកម្ពុជា ត្រូវបានព្យាករថា មានកំណើនលើសពី ៥% ក្នុងឆ្នាំនេះ ដោយសារកំណើនតម្រូវការ ក្នុងស្រុក និងការនាំចេញ។ ភាពជោគជ័យ នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុង ប្រទេស នឹងបន្តជាកាតាលីករជំរុញ នៃកំណើនសេដ្ឋកិច្ចឡើងវិញ។ មិនតែប៉ុណ្ណោះ សេដ្ឋកិច្ចតាម ប្រព័ន្ធឌីជីថល និងក្របខណ្ឌគោលនយោបាយសង្គមកិច្ច ឆ្នាំ២០២១-២០៣៥ របស់ប្រទេសកម្ពុជា ដែលនឹងត្រូវដាក់ចេញ ក្នុងឆ្នាំ២០២១ បានក្លាយជាមូលដ្ឋានគ្រឹះ សម្រាប់ការលើកកម្ពស់ការ ប្រើប្រាស់ និងការផ្លាស់ប្តូរ ផ្នែកប្រព័ន្ធឌីជីថល លើគ្រប់វិស័យ រួមមានវិស័យធនាគារ ជាមួយនឹង គោលដៅ ក្នុងការកសាងសេដ្ឋកិច្ច តាមប្រព័ន្ធឌីជីថលដ៏រស់រវើក។ ជាមួយនឹងចលករជំរុញកំណើន ទាំងអស់នេះ យើងមានក្តីសង្ឃឹមយ៉ាងមុតមាំថា ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា នឹងអាច អនុវត្តផែនការរបស់ខ្លួនបានល្អប្រសើរ និងលេចធ្លោ នៅលើទីផ្សារ ជាមួយនឹងលក្ខណៈពិសេសល្អ ប្លែកគេ ដែលញ៉ាំងឲ្យមានសមិទ្ធផលហិរញ្ញវត្ថុរឹងមាំ ក្នុងឆ្នាំ២០២២។

តាងនាមឲ្យស៊ីអាយអិមប៊ី គ្រប ខ្ញុំសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាល កម្ពុជា និងធនាគារជាតិ នៃកម្ពុជា ចំពោះការបន្តជួយជ្រោមជ្រែងរៀងរាល់ថ្ងៃ។ ជាមួយគ្នានេះ ខ្ញុំ សូមថ្លែងអំណរគុណ ដល់ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលធនាគារ ព្រមទាំង គណៈគ្រប់គ្រងទាំងអស់ ក្រោមការដឹកនាំយ៉ាងរឹងមាំរបស់លោក ប៊ុន យ៉ែន ប្រធាននាយកប្រតិបត្តិ។ មិនតែប៉ុណ្ណោះ ខ្ញុំសូមថ្លែងអំណរគុណ ដល់អតិថិជន ភាគទុនិក និងភាគីពាក់ព័ន្ធទាំងអស់ ចំពោះការ បន្តជឿទុកចិត្ត ដល់ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា។ ជាពិសេស ខ្ញុំសូមថ្លែងអំណរគុណ ដល់សហសេរីកទាំងអស់ ក្នុងក្រុមការងារ #TeamCIMB ចំពោះការបន្តការប្តេជ្ញាចិត្ត ការលះបង់ និងការតស៊ូ ក្នុងរយៈពេលដ៏លំបាក កន្លងមកនេះ។ ស្របពេលដែលជំងឺកូវីដ-១៩ កំពុងវិវឌ្ឍទៅ រកទីបញ្ចប់ ខ្ញុំមានសុទិដ្ឋនិយមយ៉ាងមុតមាំថា ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា នឹងបន្ត ចាប់យកឱកាសរីកចម្រើន ក្នុងពេលនៃការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ចជាតិ ដើម្បីក្លាយជា ធនាគារសាកល ក្នុងសហគមន៍ឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា។

សូមអរគុណ!



Abdul Rahman Ahmad
ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនមេ
ស៊ីអាយអិមប៊ី គ្រប ហូលខ្សឹង ប៊ើហាដ

ការពិនិត្យមើលលទ្ធផលប្រតិបត្តិការរបស់ប្រធាននាយកប្រតិបត្តិ



បរិយាកាសប្រតិបត្តិការ ក្នុងឆ្នាំ២០២១

សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ ក្នុងឆ្នាំ២០២១ ជាមួយអត្រាកំណើន ៣% បើធៀបនឹងឆ្នាំ២០២០ ដែលបានធ្លាក់ចុះចំនួន -៣,១% ដោយផ្អែកតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី។ ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិនេះ គឺស្របតាមសន្ទុះកំណើន នៃសេដ្ឋកិច្ចពិភពលោក ហើយដែលបានរួមចំណែកជាចម្បង ពីវិធានការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ ដ៏ល្អប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជា។ គិតត្រឹមចុងឆ្នាំ២០២១ ប្រទេសកម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានអត្រានៃការចាក់វ៉ាក់សាំងការពារ (ជំងឺកូវីដ-១៩) ខ្ពស់បំផុត ក្នុងពិភពលោក គឺរហូតដល់ជិត ៩០% នៃចំនួនប្រជាជនសរុប។ វិធានការចាក់វ៉ាក់សាំងការពារ (ជំងឺកូវីដ-១៩) នេះបានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព នូវផលប៉ះពាល់អាក្រក់ៗ ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ និងអនុញ្ញាតឱ្យរាជរដ្ឋាភិបាល អាចបើកដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញ តាមដំណាក់កាលផងដែរ។

ជាមួយគ្នានេះដែរ ភាពជាអ្នកដឹកនាំដ៏រឹងមាំ ច្បាស់លាស់ និងប្រុងប្រយ័ត្នរបស់ធនាគារជាតិនៃកម្ពុជា បានធានាឱ្យប្រព័ន្ធធនាគារ នៅតែរក្សាបានភាពរឹងមាំ ក្នុងបរិបទនៃជំងឺរាតត្បាត។ ទោះបីជាមានភាពមិនច្បាស់លាស់ នៃបរិយាកាសសេដ្ឋកិច្ចក៏ដោយ ទំហំទ្រព្យសកម្មសរុបនៃប្រព័ន្ធធនាគារអាចរក្សាបានកំណើនប្រចាំឆ្នាំ ក្នុងកម្រិត ១៦% រហូតដល់ចំនួន ៦៨,២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ដែលជាសមិទ្ធផលគួរឱ្យកត់សម្គាល់មួយ ក្នុងវិស័យហិរញ្ញវត្ថុទាំងមូល។ ក្រោមការត្រួតពិនិត្យ និងណែនាំរបស់ធនាគារជាតិនៃកម្ពុជា គណនីឥណទានជាង ៣៧០.០០០ ដែលស្មើនឹងប្រាក់កម្ចីចំនួន ៥,៥ពាន់លានដុល្លារអាមេរិក ត្រូវបានរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុ ដល់អតិថិជន (អាជីវកម្ម និងបុគ្គល) ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតនេះ។ វិធានការនេះបានជួយរក្សាស្ថេរភាពវិស័យឥណទាន ជាមួយនឹងអត្រាឥណទានមិនដំណើរការជារួមក្នុងកម្រិតល្អប្រសើរ ២,៤%។ លទ្ធផលដ៏ល្អៗនេះ បានសប្បាយចិត្តឱ្យឃើញថា ធនាគារជាតិនៃកម្ពុជា ដើរតួនាទីកាន់តែសំខាន់ ក្នុងការរក្សាសុខុមាលភាពហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋកម្ពុជា និងភាពរីកចម្រើន ប្រកបដោយនិរន្តរភាព នៃវិស័យហិរញ្ញវត្ថុ ដែលមានធនាគារពាណិជ្ជចំនួន៥៤ ធនាគារឯកទេសចំនួន១០ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនទៀតនាពេលបច្ចុប្បន្ននេះផងដែរ។

ប្រាក់ចំណេញមុនបង់ពន្ធ

២៨,៥ ប្រាក់ចំណេញមុនបង់ពន្ធ
៧% លានដុល្លារអាមេរិក កំណើន

ឥណទានសរុប

៩២៤ ប្រាក់ចំណេញមុនបង់ពន្ធ
៩% លានដុល្លារអាមេរិក កំណើន

ប្រាក់បញ្ញើសរុប

៩៧៨ ប្រាក់ចំណេញមុនបង់ពន្ធ
៤% លានដុល្លារអាមេរិក កំណើន

ទិដ្ឋភាពទូទៅ

ការពិនិត្យមើលលទ្ធផលប្រតិបត្តិការរបស់ប្រធាននាយកប្រតិបត្តិ

លទ្ធផលប្រតិបត្តិការ ក្នុងឆ្នាំ២០២១





សមិទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ ក្នុងអំឡុងពេលវិបាកសេដ្ឋកិច្ច ដែលមានភាពប្រឈម គឺជាសក្ខីភាពនៃភាពរឹងមាំ ក្នុងដំណើរការអាជីវកម្មរបស់យើង។ ក្នុងឆ្នាំ២០២១ ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា បានបង្ហាញនូវលទ្ធផលហិរញ្ញវត្ថុ ដែលគួរឲ្យសរសើរមួយឆ្នាំទៀត ដោយយើងសម្រេចបានគោលដៅប្រចាំឆ្នាំរបស់យើង ជាមួយនឹងប្រាក់ចំណេញមុនបង់ពន្ធចំនួន ២៨,៥លានដុល្លារអាមេរិក ដែលបង្ហាញពីអត្រាកំណើនប្រចាំឆ្នាំ ក្នុងកម្រិត ៧%។ ទំហំឥណទានសរុប បានកើនឡើងដល់ ៩២៤លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រចាំឆ្នាំ ក្នុងកម្រិត ៩% ហើយទំហំប្រាក់បញ្ញើសរុប បានកើនឡើងដល់ ៩៧៨លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រចាំឆ្នាំ ក្នុងកម្រិត ៤%។

នាយកដ្ឋានអាជីវកម្មនីមួយៗរបស់យើង សម្រេចបានសមិទ្ធផលយ៉ាងល្អប្រសើរ ហើយថែមទាំងសម្រេចបានលើសផែនការហិរញ្ញវត្ថុដែលបានដាក់ចេញ លើផែនការមួយចំនួនរបស់ពួកគេរៀងៗខ្លួន ក្នុងឆ្នាំ២០២១។ ខណៈដែលពួកយើងបានជួយសម្រួលដល់អតិថិជន ដែលបានរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងការរៀបចំឥណទានឡើងវិញយ៉ាងចិត្តទុកដាក់ ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា ទទួលបានកំណើនឥណទានប្រចាំឆ្នាំ ក្នុងកម្រិត ១៦% លើផ្នែកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម និងកំណើនឥណទានប្រចាំឆ្នាំ ក្នុងកម្រិត ៣% លើផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គល ក្នុងឆ្នាំ២០២១។ មិនតែប៉ុណ្ណោះ ផ្នែកសេវាកម្មហិរញ្ញវត្ថុសាជីវកម្មរបស់យើង សម្រេចបានសមិទ្ធផលល្អប្រសើរ ជាមួយនឹងកំណើនប្រាក់បញ្ញើប្រចាំឆ្នាំ ក្នុងកម្រិត ៤០% លើផ្នែកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម ដែលលទ្ធផលទាំងនេះបានមកពីការយល់ដឹងច្បាស់លាស់ អំពីតម្រូវការរបស់អតិថិជនសាជីវកម្មរបស់ពួកយើង និងបណ្តាញដ៏ទូលំទូលាយរបស់ស៊ីអាយអិមប៊ី គ្រប នៅទូទាំងតំបន់អាស៊ាន។

សមិទ្ធផលហិរញ្ញវត្ថុល្អប្រសើររបស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា បានបង្ហាញតាមរយៈផលលើមូលធនពីរខ្ទង់ ក្នុងកម្រិត ១៥.៣% និងកំណើនប្រចាំឆ្នាំ នៃចំណូលប្រតិបត្តិការ ក្នុងកម្រិត ៥% ក្នុងឆ្នាំ២០២១។ កម្រិតផលលើមូលធនល្អប្រសើររបស់យើង បានមកពីកំណើនទ្រព្យសកម្ម ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង លើប្រសិទ្ធភាពនៃការចំណាយ ដែលអាចបង្ហាញបានតាមរយៈអនុបាតចំណាយធៀបនឹងចំណូលទាប ក្នុងកម្រិត ៣៦% សម្រាប់ឆ្នាំ២០២១។

យើងបានយកចិត្តទុកដាក់ លើការលើកកម្ពស់បទពិសោធន៍សេវាកម្មអតិថិជនរបស់យើង ដោយកែលម្អសាខាធនាគាររបស់យើងចំនួន ៥ទីតាំង ដើម្បីផ្តល់នូវបទពិសោធន៍សេវាកម្មកាន់តែប្រសើរ ដល់អតិថិជនរបស់យើង។ យើងជឿជាក់ថា អតិថិជន ដែលអញ្ជើញមកទទួលសេវាកម្ម នៅតាមសាខារបស់យើង នឹងពេញចិត្តនូវបរិយាកាសកក់ក្តៅ និងមានជាសុភាព ដែលយើងបានបង្កើតនៅក្នុងសាខា ដែលបានកែលម្អថ្មីទាំងអស់នេះ។ បន្ថែមពីនេះ ក្នុងនាមជាធនាគារឈានមុខគេមួយ លើផ្នែកឥណទានគេហដ្ឋាន ក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចសហការជាមួយនឹងបុរី និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើន យើងបានណែនាំនូវផលិតផលឥណទានថ្មីមួយទៀត ដែលផ្តល់នូវទំហំឥណទានរហូតដល់ ១០០% នៃតម្លៃគេហដ្ឋាន ជូនដល់អតិថិជន។

យើងនឹងបន្តកសាងសន្ទុះកំណើនដ៏រឹងមាំនេះ ក្នុងឆ្នាំខាងមុខ ដោយពង្រីកកញ្ចប់ផលិតផល និងសេវាកម្មរបស់យើងថែមទៀត ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ដែលកំពុងកើនឡើងឥតឈប់ឈរ។ ស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំរបស់យើង អនុញ្ញាតឲ្យយើង វិនិយោគលើភាពច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាពង្រីកការលក់ និងបង្កើនចំណែកទីផ្សាររបស់យើង។ ការរួមបញ្ចូលគ្នានៃកត្តាអំណោយផលទាំងនេះ ផ្តល់ឲ្យយើងនូវទំនុកចិត្ត ក្នុងការបន្តបង្កើនគុណតម្លៃរបស់ម្ចាស់ភាគហ៊ុន នៅឆ្នាំខាងមុខ។



ចក្ខុវិស័យ សម្រាប់ឆ្នាំ២០២២

ចំណុចផ្ដោតសំខាន់របស់យើង លើការកសាងគ្រឹះដ៏រឹងមាំ ការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព និងការផ្តល់សេវាកម្មអតិថិជនដ៏ល្អប្រពៃ បានកំណត់គោលដៅហាមឃាត់យ៉ាងល្អដល់យើង ក្នុងការជម្នះការប្រឈមនានា ដែលកើតមានចំពោះមុខយើង។ ជាមួយនឹងការបន្តគាំទ្រពីម្ចាស់ភាគហ៊ុន យើងនៅតែមានទំនុកចិត្ត លើសមត្ថភាពរបស់យើង ក្នុងការសម្រេចបានសមិទ្ធផល តាមការប្តេជ្ញាចិត្តរបស់យើង។ ដោយធ្លាប់ឆ្លងកាត់ដំណាក់កាលពិបាកបំផុត ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ ដោយជោគជ័យ មានន័យថាយើងកំពុងស្ថិតក្នុងទិសដៅមួយដ៏ត្រឹមត្រូវ ក្នុងការសម្រេចគោលដៅរបស់យើង ដើម្បីក្លាយជាធនាគារអន្តរជាតិឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា។ ស្របតាមផែនការយុទ្ធសាស្ត្រ Forward23+ របស់ស៊ីអាយអិមប៊ី គ្រុប ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា កំពុងអនុវត្តផែនការក្នុងស្រុករបស់យើង ដើម្បីសម្រេចបានគោលដៅហិរញ្ញវត្ថុ ព្រមទាំងជាមួយនឹងការបន្តនាំយកមកនូវគុណតម្លៃ ជូនដល់អតិថិជនរបស់យើង។



ផែនការយុទ្ធសាស្ត្រ

ផែនការយុទ្ធសាស្ត្រ Forward23+ របស់យើង គឺជាផ្នែកមួយ នៃការរួមចំណែករបស់ធនាគារស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា ក្នុងការសម្រេចចក្ខុវិស័យរបស់ស៊ីអាយអិមប៊ី គ្រុប ដើម្បីក្លាយជាធនាគារសហគមន៍សាកលឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា។

គោលបំណងរួមរបស់យើង មានភាពច្បាស់លាស់ ពោលគឺ កសាងស្ថាប័នមួយ ដែលមានសមត្ថភាពខ្ពស់ និងប្រកបដោយនិរន្តរភាព ដើម្បីលើកស្ទួយជីវភាពរបស់អតិថិជន ក៏ដូចជាសង្គមជាតិទាំងមូល។ ចក្ខុវិស័យយុទ្ធសាស្ត្ររបស់យើង គឺជាកត្តាកំណត់នូវយុទ្ធសាស្ត្រប្រតិបត្តិការ ដែលត្រូវអនុវត្តដោយអង្គភាពអាជីវកម្ម និងអង្គភាពគាំទ្រអាជីវកម្មរបស់យើង។ ចំណុចផ្ដោតសំខាន់របស់យើង ក្នុងរយៈពេលនេះ គឺរួមមានប្រាក់ចំណេញ ប្រសិទ្ធភាពនៃការចំណាយ ការផ្ដោតលើការយកចិត្តទុកដាក់លើអតិថិជន និងការវិនិយោគលើធនធានមនុស្ស ក៏ដូចជាបច្ចេកវិទ្យា។

 ប្រាក់ចំណេញ

ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា មានគោលបំណងក្លាយជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយ លើផលចំណេញ ដែលបង្ហាញតាមរយៈផលលើមូលធន។ ក្នុងឆ្នាំ២០២១ យើងសម្រេចបានគោលដៅហិរញ្ញវត្ថុរបស់យើង រួមមានកំណើនប្រាក់ចំណេញមុនបង់ពន្ធប្រចាំឆ្នាំ ក្នុងកម្រិត ៧% និងផលលើមូលធន ក្នុងកម្រិត ១៥,៣%។ យើងនឹងខិតខំបង្កើនកំណើនឥណទាន និងប្រាក់បញ្ញើ នៅគ្រប់ផ្នែកអាជីវកម្មទាំងអស់ ស្របពេលដែលបន្ថែមកំណើនប្រាក់ចំណូល ដែលបានមកពីកម្រៃសេវាកម្ម។ ជាមួយនេះ យើងប្តេជ្ញាចិត្ត ក្នុងការសម្រេចបាននូវកំណើនប្រាក់ចំណូលមុនបង់ពន្ធពីរខ្ទង់ ជាមួយនឹងផលលើមូលធន ក្នុងរង្វង់ ១៥% ក្នុងឆ្នាំ២០២២។

 ប្រសិទ្ធភាពនៃការចំណាយ

ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមអនុវត្តគំនិតផ្តួចផ្តើមជាច្រើន ដែលរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងរួម ពីគ្រប់អង្គភាពអាជីវកម្ម និងអង្គភាពគាំទ្រអាជីវកម្ម ដើម្បីសម្រេចបានប្រសិទ្ធភាពនៃការចំណាយ។ គោលដៅរបស់យើង គឺរក្សាអនុបាតចំណាយធៀបនឹងចំណូល ក្នុងកម្រិត ៤១%។ នៅគ្រប់សកម្មភាព និងការសម្រេចចិត្តផ្នែកអាជីវកម្ម យើងនឹងមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការរក្សាគោលការណ៍គ្រប់គ្រងឥណទានរឹងមាំ ចំណាយប្រុងប្រយ័ត្ន និងវិនិយោគ ដោយភាពឆ្លាតវៃ។ ទាំងអស់នេះនឹងជួយធានាថា ការគ្រប់គ្រងចំណាយរបស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា មាននិរន្តរភាព សម្រាប់រយៈពេលយូរអង្វែង ប៉ុន្តែដោយមិនត្បិតត្បៀងលើការចំណាយចាំបាច់ ដើម្បីបន្តបង្កើនភាពរីកចម្រើនរបស់ស្ថាប័ន។

 ការអភិវឌ្ឍធនធានមនុស្ស

ធនធានមនុស្ស គឺជាបេះដូង នៃមូលដ្ឋានគ្រឹះរបស់យើង។ យើងប្តេជ្ញាចិត្ត ក្នុងការវិនិយោគទាំងលើជំនាញទំនើបនិងជំនាញចម្បង ដើម្បីអភិវឌ្ឍវិជ្ជាជីវៈរបស់បុគ្គលិក។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានផ្តល់ឱកាសជាច្រើន ដល់បុគ្គលិក ដែលមានសក្តានុពលខ្ពស់ ឲ្យចូលរួមវគ្គបណ្តុះបណ្តាល និងកម្មវិធីភាពជាអ្នកដឹកនាំ ទាំងនៅប្រទេស និងក្នុងតំបន់ ដោយផ្ដោតចម្បងលើផ្នែកធនាគារឌីជីថល។ យើងមានមោទនភាពក្រៃលែង ដែលបុគ្គលិកទាំងអស់របស់យើង ត្រូវបានបណ្តុះបណ្តាល លើជំនាញឌីជីថល រួមមានផ្នែកទិន្នន័យ ឌីជីថល និងការគិតរចនា។ ជំនាញទាំងអស់នេះ មានសារៈសំខាន់ណាស់ ដើម្បីរក្សាភាពឈានមុខគេ នៅក្នុងវិស័យធនាគារ ដែលកំពុងមានភាពរីកចម្រើនខ្លាំង។ ជាលទ្ធផលនៃការបន្តកិច្ចខិតខំរបស់យើង ក្នុងការអភិវឌ្ឍធនធានមនុស្ស យើងត្រូវបានទទួលស្គាល់ជា «ទីកន្លែងការងារល្អបំផុត ក្នុងប្រទេសកម្ពុជា» ដែលផ្តល់ដោយទស្សនាវដ្តី HR Asia ។

ទិដ្ឋភាពទូទៅ

ការពិនិត្យមើលលទ្ធផលប្រតិបត្តិការរបស់ប្រធាននាយកប្រតិបត្តិ



ការផ្ដោតលើការយកចិត្តទុកដាក់លើអតិថិជន

អតិថិជន គឺជាអ្វីដែលយើងផ្ដោតការយកចិត្តទុកដាក់ខ្លាំងបំផុត។ គោលការណ៍ចម្បងរបស់យើង គឺការបន្តលើកកម្ពស់ភាពរីកចម្រើនរបស់អតិថិជន និងបន្តផ្តល់បទពិសោធន៍ល្អ ក្នុងការទទួលបានផលិតផល និងសេវាកម្មធនាគារ។ តាមរយៈការផ្ដោតសំខាន់លើអតិថិជន យើងសម្រេចបានគោលដៅរយៈពេលវែង ប្រកបដោយនិរន្តរភាព។ ក្របខណ្ឌបទពិសោធន៍សេវាកម្មអតិថិជនរបស់យើង ត្រូវបានអនុវត្ត ដើម្បីលើកកម្ពស់ការបម្រើសេវាកម្មធនាគារ ដល់អតិថិជន ជាមួយនឹងផលិតផល ប្រកបដោយភាពច្នៃប្រឌិត នៅតាមសាខាដែលបានកែលម្អថ្មីរបស់យើង ទូទាំងប្រទេស។



បច្ចេកវិទ្យា និងទិន្នន័យ

អាកប្បកិរិយា និងការប្រាស្រ័យទាក់ទងរបស់អតិថិជន ត្រូវបានផ្លាស់ប្តូរ ដោយមានតម្រូវការកើនឡើងឥតឈប់ឈរ និងទំនោរចូលចិត្តប្រើប្រាស់នូវសេវាធនាគារឌីជីថល។ ដើម្បីឈានមុខគេ លើការផ្លាស់ប្តូរទាំងអស់នេះ ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា ប្តេជ្ញាចិត្ត ក្នុងការវិនិយោគចាំបាច់ លើការអភិវឌ្ឍបច្ចេកវិទ្យាធនាគារ និងកម្មវិធីដំណើរការឌីជីថល។ ជាច្រើនឆ្នាំកន្លងមកនេះ ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា បាននាំយកសេវាកម្ម BizChannel@CIMB ដែលជាកម្មវិធីធនាគារចល័ត សម្រាប់អតិថិជនក្រុមហ៊ុន។ មិនតែប៉ុណ្ណោះ យើងនឹងដាក់ឱ្យប្រើប្រាស់នូវកម្មវិធី CIMB Mobile ក្នុងខែឧសភា ឆ្នាំ២០២២ ដែលជាកម្មវិធីធនាគារចល័ត ប្រកបដោយសុវត្ថិភាពខ្ពស់ រហ័ស ងាយស្រួល សម្រាប់អតិថិជនបុគ្គល។ កម្មវិធីធនាគារចល័ត ទាំងសម្រាប់អតិថិជនក្រុមហ៊ុន និងអតិថិជនបុគ្គលនេះ នឹងអនុញ្ញាតឱ្យយើង ផ្តល់នូវបទពិសោធន៍សេវាកម្មធនាគារដ៏សម្បូរបែប ជាមួយនឹងធនាគារយើងខ្ញុំ ហើយនឹងផ្តល់ជូននូវសេវាកម្មកម្រិតខ្ពស់បំផុត ដល់អតិថិជន ដូចការរំពឹងទុក។



និរន្តរភាព

និរន្តរភាព ត្រូវបានបញ្ចូលទៅគ្រប់មធ្យោបាយ ដែលយើងប្រកបការងារ និងប្រកបអាជីវកម្ម។ ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា ទាញយកគុណប្រយោជន៍ លើគោលនយោបាយ និងក្របខណ្ឌនិរន្តរភាព ដែលអភិវឌ្ឍដោយស៊ីអាយអិមប៊ី គ្រប ហើយកែសម្រួលឱ្យស្របនឹងទីផ្សារក្នុងស្រុក។ មូលដ្ឋានស្នូល នៃនិរន្តរភាព គឺដើម្បីក្លាយជាស្ថាប័នមួយដែលឆ្ពោះទៅមុខតាមចក្ខុវិស័យ ហើយដែលមិនត្រឹមតែបម្រើសេវាកម្មដល់អតិថិជនប៉ុណ្ណោះទេ គឺថែមទាំងបម្រើដល់សហគមន៍ទាំងមូលរបស់យើងទៀតផង។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ យើងបានដើរតួនាទីយ៉ាងសកម្ម ក្នុងការគាំទ្រអតិថិជនដើម្បីជម្នះបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ដែលបណ្តាលមកពីជំងឺរាតត្បាត។ យើងបានរៀបចំវគ្គបណ្តុះបណ្តាល ដើម្បីកសាងជំនាញ និងចំណេះដឹង ក្នុងចំណោមបុគ្គលិករបស់ធនាគារ ក្នុងការកំណត់ និងកាត់បន្ថយហានិភ័យបរិស្ថាន និងសង្គម ក្នុងរង្វង់ធនធានរបស់យើង។ យើងបានគាំទ្រដល់សហគមន៍ខ្លះខាត ដោយការបរិច្ចាគសម្ភារៈ និងរួមចំណែកដល់ការការពារបរិស្ថាន តាមរយៈការដាំកូនឈើ នៅតំបន់អង្គរវត្ត ព្រមទាំងសាលាផ្សេងៗទៀតផង។ យើងនឹងបន្តសកម្មភាពទាំងអស់នេះ និងគំនិតផ្តួចផ្តើមគាំទ្រនិរន្តរភាព នៅឆ្នាំបន្តបន្ទាប់ទៀត។

សរុបមក ការអនុវត្តផែនការយុទ្ធសាស្ត្រ Forward23+ និងចំណុចផ្ដោតសំខាន់ចម្បងរបស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា លើផលចំណេញ ការគ្រប់គ្រងចំណាយ ការផ្ដោតសំខាន់លើអតិថិជន ការវិនិយោគលើធនធានមនុស្ស និងបច្ចេកវិទ្យា ព្រមទាំងនិរន្តរភាព នឹងនៅតែបន្តស្ថិតក្នុងកិច្ចខិតខំរបស់យើង ក្នុងការសម្រេចគោលដៅ សម្រាប់ឆ្នាំ២០២២ ក៏ដូចជារួមចំណែកកសាងកិត្តិនាមរបស់យើងឱ្យកាន់តែរឹងមាំ សម្រាប់រយៈពេលមធ្យម និងរយៈពេលវែង។ យើងមានមោទនភាពក្រៃលែង លើដំណើរការអាជីវកម្មដ៏អស្ចារ្យរបស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា ចាប់តាំងពីបើកដំណើរការដំបូង ក្នុងឆ្នាំ២០១០ រួមជាមួយនឹងទំនាក់ទំនងយ៉ាង ស្និទស្នេរជាមួយនឹងអតិថិជន និងសហគមន៍របស់យើង ។

ជាចុងក្រោយ ខ្ញុំសូមសម្តែងការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះអតិថិជនដ៏ស្មោះស្ម័គ្ររបស់យើង ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងសហការីទាំងអស់ ចំពោះការបន្តគាំទ្រ និងការប្តេជ្ញាចិត្តរហូតមក។ តាងនាមឱ្យធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ខ្ញុំសូមសម្តែងការកោតសរសើរដ៏ខ្ពង់ខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិ នៃកម្ពុជា ចំពោះការគាំទ្រ និងណែនាំយ៉ាងពេញទំហឹង ចាប់តាំងពីថ្ងៃបើកដំណើរការដំបូងរបស់ធនាគារមក។ ជាមួយនឹងទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច និងក្របខណ្ឌបទប្បញ្ញត្តិដ៏រឹងមាំ យើងមានសុទិដ្ឋិនិយមយ៉ាងមុតមាំថា យើងនឹងឈានឆ្ពោះទៅមុខ ក្នុងឆ្នាំ២០២២ និងបន្តភាពជោគជ័យរបស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា។

ហ៊ុន យ៉ន
ប្រធាននាយកប្រតិបត្តិ

ការពិនិត្យមើលធុរកិច្ច

២០	សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម
២១	សេវាកម្មហិរញ្ញវត្ថុបុគ្គល
២២	សេវាកម្មហិរញ្ញវត្ថុសាធារណៈ សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ
២៣	ធនធានសាធារណៈ
២៤	ហិរញ្ញវត្ថុ
២៥	ប្រតិបត្តិការ
២៦	គ្រប់គ្រងហានិភ័យ
២៨	បច្ចេកវិទ្យា និងប្រតិបត្តិការ
៣០	រចនាភិបាល និងទីផ្សារ
៣១	ទីផ្សារ និងទំនាក់ទំនង
៣២	សវនកម្មផ្ទៃក្នុង
៣២	នីតិកម្ម និងលេខាធិការក្រុមហ៊ុន
៣៣	បទពិសោធន៍សេវាកម្មអតិថិជន
៣៣	គ្រប់គ្រងផលិតផល



CIMB BANK

សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម



នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បម្រើសេវាកម្ម និងបំពេញតម្រូវការ ដល់អតិថិជន ដែលជាអាជីវករ ដោយផ្តល់ជូននូវផលិតផលឥណទាន និងប្រាក់បញ្ញើ ព្រមទាំងសេវាកម្មផ្សេងៗទៀត ទៅដល់អតិថិជន ដែលជាសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាសហគ្រាសធំៗផងដែរ។

លទ្ធផលហិរញ្ញវត្ថុ និងសមិទ្ធផលសំខាន់ៗ ក្នុងឆ្នាំ២០២១

នៅក្នុងឆ្នាំ២០២១ ឥណទានសរុបរបស់សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម រក្សាបានកំណើនរឹងមាំ ក្នុងកម្រិត ១៦% ខណៈដែលប្រាក់បញ្ញើរក្សាបាននូវស្ថេរភាព បើធៀបនឹងឆ្នាំចាស់ៗ។ ជាមួយនឹង កំណើនឥណទានរឹងមាំ និងការរួមចំណែកយ៉ាងល្អប្រសើរ ពីប្រាក់ចំណូលមិនមែនការប្រាក់ នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម ទទួលបានកំណើន នៃប្រាក់ចំណូលប្រតិបត្តិការ សរុប រហូតដល់ ១៥%។ អនុបាតគណនីចរន្ត/គណនីសន្សំ ក្នុងកម្រិត ៧៦% គឺជាសញ្ញាបញ្ជាក់ ពីការគ្រប់គ្រងតារាងតុល្យការដ៏មានប្រសិទ្ធភាព ដែលនាំឲ្យមានការចំណាយថវិកាជារួម ក្នុង កម្រិតទាប។ គុណភាពឥណទាន របស់នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម នៅតែមាន ភាពរឹងមាំ ដោយរក្សាបាននូវកម្រិតឥណទានមិនដំណើរការ ត្រឹមតែ ០,៦០% ប៉ុណ្ណោះ។

ក្នុងឆ្នាំ២០២១ នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម មានបុគ្គលិកប្រកបដោយសក្តានុពល សរុប ចំនួន ៥៤នាក់ រួមមានផ្នែកទំនាក់ទំនងអតិថិជន និងត្រួតពិនិត្យឥណទាន។ ជាមួយនឹងការ ផ្តោតសំខាន់ លើការលើកកម្ពស់ការផ្ទេរចំណេះដឹង និងបទពិសោធន៍ ព្រមទាំងដំណើរអភិវឌ្ឍន៍ អាជីពយ៉ាងច្បាស់លាស់ យើងបានផ្តល់ជូនកម្មវិធីបណ្តុះបណ្តាលផ្សេងៗគ្នា ដើម្បីអភិវឌ្ឍសមត្ថភាព របស់បុគ្គលិក នៅគ្រប់កម្រិត។ ជាលទ្ធផល សមត្ថភាពរបស់បុគ្គលិកមានការរីកចម្រើន គួរឲ្យកត់ សម្គាល់ ទៅលើប្រសិទ្ធភាព និងផលិតភាពការងារ ហើយបុគ្គលិក ដែលមានស្មារតីដ៏ឆ្លើយតប ត្រូវបាន ដំឡើងតំណែង នៅក្នុងចំណោមក្រុមការងារផងដែរ។

យើងបាននាំយកបណ្តាញទំនាក់ទំនងថ្នាក់តំបន់ របស់ស៊ីអាយអិមប៊ី គ្រប សម្រាប់ផល ប្រយោជន៍ទៅវិញទៅមក រវាងធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា និងទីផ្សារសំខាន់ៗ ផ្សេងទៀត របស់ស៊ីអាយអិមប៊ី គ្រប នៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី វៀតណាម និង ថៃ។ ជាមួយនឹងក្របខណ្ឌទំនាក់ទំនងថ្នាក់តំបន់នេះ យើងបានបង្កើតនូវគុណតម្លៃល្អប្រសើរ បន្ថែមទៀត សម្រាប់អតិថិជនរបស់យើង ដោយសម្រួល ដល់ការស្វែងរកធនធាន និងការពង្រីក អាជីវកម្មឆ្លងប្រទេស សម្រាប់ពួកគេ។


ផែនការ សម្រាប់ឆ្នាំ២០២២

ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំ និងសមត្ថភាពបុគ្គលិកដ៏ខ្លាំងក្លា យើងជឿជាក់យ៉ាងមុតមាំថា យើងនឹងរីកចម្រើន ជាមួយលទ្ធផលល្អប្រសើរ និងនៅតែរក្សាបានគុណភាពទ្រព្យសកម្ម ក្នុង ឆ្នាំ២០២២។ ទោះបីជាមានកត្តាប្រឈមមនានា នៅក្នុងស្រុក និងជាសាកលក៏ដោយ យើងរំពឹងថា ប្រទេសកម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ចល្អប្រសើរ ក្នុងឆ្នាំ២០២២ ដោយផ្តល់នូវឱកាស អាជីវកម្មកាន់តែច្រើន សម្រាប់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងសហគ្រាសធំៗ នៅក្នុង ប្រទេស។

ក្នុងឆ្នាំ២០២២ យើងនឹងបន្តលើកកម្ពស់សមត្ថភាពក្រុមការងាររបស់យើង ដើម្បីធ្វើឲ្យកាន់តែ ប្រសើរឡើង នូវសេវាកម្មបម្រើអតិថិជន ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ក៏ដូចជាការអភិវឌ្ឍ ផលិតភាពជារួម។ យើងនឹងបន្តវិនិយោគ លើការអភិវឌ្ឍសមត្ថភាពនិយោជិត តាមរយៈកម្មវិធី បណ្តុះបណ្តាល និងទិសដៅលើកកម្ពស់ជំនាញបន្ថែមទៀត។

ផលិតផលសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មទាំងអស់ រួមមាន៖

 ឥណទាន មានកាលកំណត់	 ឥណទានវិបារូបន៍	 ឥណទាន សម្រាប់ទុនបង្វិល	 លិខិតធានា ពីធនាគារ
 លិខិតឥណទាន	 ផលិតផល និង សេវាកម្មហិរញ្ញវត្ថុ ពាណិជ្ជកម្មផ្សេងៗ	 គណនីចរន្ត	 គណនីបញ្ញើ មានកាលកំណត់
 គណនី រូបិយប័ណ្ណ បរទេស	 គណនីបញ្ញើទុក ក្នុងដៃតតិយជន	 សេវាកម្មប្តូរប្រាក់	 សេវាកម្ម ប្រតិបត្តិការ



ការពិនិត្យមើលធុរកិច្ច
សេវាកម្មហិរញ្ញវត្ថុបុគ្គល

សេវាកម្មហិរញ្ញវត្ថុបុគ្គល




នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល គឺជាគ្រឹះយ៉ាងសំខាន់ សម្រាប់ដំណើរការអាជីវកម្ម របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងប្រទេសកម្ពុជា ដែលមានបុគ្គលិកប្រមាណ ៥០% នៃចំនួនបុគ្គលិកសរុបរបស់ធនាគារ។ នាយកដ្ឋាននេះ ផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារដ៏សម្បូរបែប ដល់អតិថិជន។ នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល មានអង្គភាពក្រោមចំណុះ ចំនួន៤ រួមមាននាយកដ្ឋានគ្រប់គ្រងសាខា និងការលក់ នាយកដ្ឋានប្រតិបត្តិការឥណទាន បុគ្គល នាយកដ្ឋានឥណទានបុគ្គល និងនាយកដ្ឋានលើកកម្ពស់ទីផ្សារផលិតផល។


សមិទ្ធផលសំខាន់ៗ ក្នុងឆ្នាំ២០២១

ការរាតត្បាត នៃជំងឺកូវីដ-១៩ បានបង្កនូវឧបសគ្គប្រឈម ដល់វិស័យធនាគារ ដែលធ្វើឲ្យឆ្នាំ២០២១ ក្លាយជាឆ្នាំដ៏តានតឹងមួយ សម្រាប់ភាពរីកចម្រើន។ តែទោះជាយ៉ាងណាក៏ដោយ នាយកដ្ឋាន ហិរញ្ញវត្ថុបុគ្គល សម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរជាច្រើនផ្នែក រួមមានការរក្សាបានអត្រាកំណើនឥណទានជាវិជ្ជមាន និងអាចគ្រប់គ្រងបាននូវឥណទានមិនដំណើរការ ឲ្យស្ថិតនៅក្នុងកម្រិតមួយ ដ៏ទាបបំផុតផងដែរ។

សមិទ្ធផលសំខាន់ៗ រួមមាន៖



ឥណទានកើនឡើង ៣%
ធៀបនឹងឆ្នាំ២០២០



ដំណើរការសេវាកម្ម Cambodia
Shared Switch (CSS) ជាមួយនឹង
អត្ថប្រយោជន៍ល្អៗ ដល់អតិថិជន



សម្រួលដល់អតិថិជន អំឡុងពេល
ដំណើរការនេះ ដោយផ្តល់ជូន និង
ពង្រីកពេលវេលាបង់សងឥណទាន



រក្សាគុណភាពទ្រព្យសកម្ម
ជាមួយនឹងអត្រាឥណទានមិន
ដំណើរការ ក្នុងកម្រិត ២,៨២%



កែលម្អប្រព័ន្ធ និងដំណើរការ ដើម្បី
ធ្វើឲ្យប្រសើរឡើង នូវបទពិសោធន៍
សេវាកម្មអតិថិជន



កែលម្អ និងធ្វើទំនើបកម្មសាខា
ចំនួន ២ទីតាំង នៅក្នុងរាជធានី
ភ្នំពេញ

កម្មវិធីអភិវឌ្ឍន៍សមត្ថភាពនិយោជិត គឺជាអាទិភាពចម្បងមួយ ក្នុងចំណោមអាទិភាពផ្សេងៗរបស់យើង។ តាមរយៈការគាំទ្រ ពីក្រុមការងារអភិវឌ្ឍធនធានមនុស្ស យើងបានរៀបចំវគ្គសិក្សា និង បណ្តុះបណ្តាលដ៏សម្បូរបែប ដោយរលូន។ វគ្គបណ្តុះបណ្តាលទាំងអស់នោះ ផ្តោតលើចំណេះដឹង និងជំនាញអនុវត្តន៍ការងារ រួមមានការពង្រឹងសេវាកម្ម និងជំនាញផ្នែកលក់ ការវិភាគឥណទាន ការគ្រប់គ្រងហានិភ័យ វិធាននិងការអនុវត្តច្បាប់ពាក់ព័ន្ធ ព្រមទាំងការយល់ដឹងពីប្រព័ន្ធ និងប្រតិបត្តិការធនាគារជាដើម។


ផែនការ សម្រាប់ឆ្នាំ២០២២

វិធាន និងយុទ្ធសាស្ត្រសំខាន់ៗជាច្រើន នឹងត្រូវបានដាក់ឲ្យអនុវត្ត ដើម្បីលើកកម្ពស់សេវាកម្មអតិថិជន និងបង្កើនសមិទ្ធផលអាជីវកម្ម។

សម្រាប់ឆ្នាំ២០២២ យើងនឹងផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖



ដាក់ដំណើរការសេវាកម្មធនាគារចល័ត លើ
ទូរសព្ទដៃ ដើម្បីទាក់ទាញអតិថិជនកាន់តែ
ច្រើន និងធ្វើឲ្យប្រសើរឡើង នូវសេវាកម្ម
បម្រើអតិថិជន



ផ្តោតលើការកែលម្អសេវាកម្មបម្រើអតិថិជន
ជាមួយនឹងកម្មវិធីគាំទ្រមួយចំនួន ដើម្បីបង្កើន
ពិន្ទុបុគ្គលិកសេវាកម្ម



បន្តជំរុញឥណទានអតិថិជន និង
ប័ណ្ណឥណទាន



បន្តកែលម្អ និងអភិវឌ្ឍជំនាញ
បំពេញការងាររបស់បុគ្គលិក



បន្តកែលម្អ និងធ្វើទំនើបកម្មសាខា ដើម្បីធ្វើឲ្យ
ប្រសើរឡើងនូវការរក្សាកេរ្តិ៍ឈ្មោះ និងកិត្តិនាម
របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី



អភិវឌ្ឍកំណែច្នៃ នៃការដាក់សាច់ប្រាក់
តាមរយៈម៉ាស៊ីន CRM

សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ



សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ ទទួលបានលទ្ធផលល្អប្រសើរជាងមុនក្នុងការទំនាក់ទំនងរបស់ធនាគារ ជាមួយអតិថិជន ជាប្រភេទក្រុមហ៊ុន ដែលមានក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនថ្នាក់តំបន់គ្រឹះស្ថានហិរញ្ញវត្ថុ ព្រមទាំងក្រុមហ៊ុនសាកល របស់ស៊ីអាយអិមប៊ី គ្រប ដែលកំពុងដំណើរការអាជីវកម្ម ក្នុងប្រទេសកម្ពុជា។ វិសាលភាព នៃនាយកដ្ឋាននេះ គឺរួមមានការស្វែងរកចំណូលពីប្រាក់កម្ចី សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម ការគ្រប់គ្រងសាច់ប្រាក់ សេវាកម្មប្រតិបត្តិការ និងភាពច្នៃប្រឌិតផលិតផលជាដើម។

សេចក្តីសង្ខេប ក្នុងឆ្នាំ២០២១

ទោះបីក្នុងបរិបទ នៃការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយ នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុ សាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ នៅតែបន្តសម្រេចបានលទ្ធផលល្អប្រសើរ ឆ្នាំ២០២១។ ប្រាក់ចំណូល ពីការប្រាក់ បានកើនឡើង ២៣% បើធៀបនឹងឆ្នាំចាស់ ជាមួយនឹង ឥណទានមិនដំណើរការ ក្នុងកម្រិតសូន្យ និងអនុបាត LDR ក្នុងកម្រិត ៣៨%។ សមិទ្ធផលនេះ បានកើតឡើង តាមរយៈការរួមបញ្ចូលគ្នា និងការបង្កើនភាពច្នៃប្រឌិត លើគុណភាព និងប្រភេទ ផលិតផល ព្រមទាំងការចាប់យកនូវក្រុមអតិថិជន ក្នុងវិស័យថ្មីៗ។

ក្រុមការងាររបស់យើងបានប្រឹងប្រែងបំពេញការងារ ឲ្យអស់លទ្ធភាព ដើម្បីស្វែងយល់ពីការ វិវឌ្ឍអាជីវកម្ម និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់អតិថិជន ឲ្យកាន់តែស៊ីជម្រៅ លើសពីការបម្រើជូន សេវាកម្ម និងផលិតផល តាមទម្លាប់ចាស់ៗ។ ក្រុមការងាររបស់យើង បានខិតខំទាញប្រយោជន៍ ពីបណ្តាញថ្នាក់តំបន់ជីវីមា របស់ស៊ីអាយអិមប៊ី គ្រប ដែលអតិថិជនរបស់យើងអាចទទួល បានផលិតផល និងសេវាកម្មដ៏ល្អប្រសើរបំផុត នៅគ្រប់ទីកន្លែង ដែលពួកគេប្រកបអាជីវកម្ម ក្នុងតំបន់អាស៊ាន។

ផ្នែកគ្រឹះស្ថានហិរញ្ញវត្ថុ គឺជាអង្គភាពអាជីវកម្មថ្មីមួយ របស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេស កម្ពុជា ស្របទៅនឹងភាពចាំបាច់ និងកំណើន នៃគ្រឹះស្ថានហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា រួមទាំង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរ។ វិសាលភាព នៃការងារចម្បងរបស់អង្គភាពនេះ គឺផ្តល់ជូននូវ សាច់ប្រាក់ និងមូលនិធិ ទៅដល់គ្រឹះស្ថានហិរញ្ញវត្ថុនានា នៅក្នុងប្រទេស។

ទស្សនវិស័យ ក្នុងឆ្នាំ២០២២

រាជរដ្ឋាភិបាល បានដាក់ចេញវិធានការចាំបាច់ ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននានា បណ្តាលមកពីការប្រកួតប្រជែងខ្ពស់ នៅក្នុងតំបន់ ការបាត់បង់ដោយផ្នែក របស់ប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដូចជាការថយចុះ នៃវិស័យទេសចរណ៍ និងការរាតត្បាត នៃជំងឺកូវីដ-១៩។ វិធានការទាំងអស់នោះ គឺរួមមានការពង្រឹងផលិតភាព ការបន្តបន្ថយពន្ធ និងការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ។


ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា នឹងបន្តត្រួតពិនិត្យរបស់ខ្លួន ក្នុងការបំពេញតម្រូវការអតិថិជន ដែលបន្តរក្សាទីតាំងល្អប្រសើរ។ យើងនឹងបង្កើនភាពច្នៃប្រឌិត ដើម្បីស្របតាមតម្រូវការ ក្នុងវិស័យធនាគារសម័យទំនើប ការគ្រប់គ្រងហានិភ័យ និងសន្តិសុខបច្ចេកវិទ្យា។ ជាមួយគ្នានេះ ការប្តេជ្ញាចិត្តចម្បងរបស់យើង គឺបន្តប្រកាន់ខ្ជាប់នូវការផ្តល់សេវាកម្មធនាគារ ដោយប្រុងប្រយ័ត្ន ដែល អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ របស់ធនាគារជាតិ នៃកម្ពុជា និងស្តង់ដារអន្តរជាតិ។



ប្រាក់ចំណូល ពីការប្រាក់
បានកើនឡើង
២៣%




ឥណទានមិនដំណើរការ
ក្នុងកម្រិតសូន្យ



អនុបាត LDR ក្នុងកម្រិត
៣៨%

ការពិនិត្យមើលធុរកិច្ច
ធនធានសាជីវកម្ម

ធនធានសាជីវកម្ម



នាយកដ្ឋានធនធានសាជីវកម្ម ទទួលបន្ទុកផ្នែកធនធានមនុស្ស រដ្ឋបាល និងការគ្រប់គ្រងទ្រព្យសម្បត្តិ ព្រមទាំងដំណើរការយុទ្ធសាស្ត្រលទ្ធកម្ម ។ តួនាទីសំខាន់របស់ផ្នែកធនធានមនុស្ស គឺរួមមានការជ្រើសរើសបុគ្គលិកសក្តានុពល / ការអភិវឌ្ឍស្ថាប័ន និងការធ្វើផែនការបុគ្គលិករបស់អង្គភាព / ការគិតគូរពីប្រាក់រង្វាន់ និងការគ្រប់គ្រងការអនុវត្តការងារ / ការសិក្សា និងការអភិវឌ្ឍទេពកោសល្យ / ការកសាងកិត្តិនាមស្ថាប័ន និងការចូលរួមរបស់បុគ្គលិក ក្នុងស្ថាប័ន។ ផ្នែករដ្ឋបាល និងគ្រប់គ្រងទ្រព្យសម្បត្តិ ព្រមទាំងដំណើរការលទ្ធកម្មយុទ្ធសាស្ត្រ ចាត់ចែងការងាររដ្ឋបាលទូទៅ ការរៀបចំគម្រោង និងការថែរក្សាទ្រព្យសម្បត្តិក្រុមហ៊ុន រួមទាំងដំណើរការលទ្ធកម្ម / ដេញថ្លៃ និងសន្តិសុខ។

បណ្តុះទេពកោសល្យ

យើងតែងតែខិតខំទាក់ទាញ រក្សា និងបណ្តុះសមត្ថភាពបុគ្គលិករបស់យើង ដើម្បីឲ្យពួកគេបានត្រៀមខ្លួនរួចជាស្រេច សម្រាប់អនាគត។ ជាការពិតណាស់ យើងក៏ផ្តល់ឲ្យពួកគេ នូវឱកាសនៅខាងក្នុង ឬឆ្លងនាយកដ្ឋាន ទាំងនៅក្នុងស្រុក និងថ្នាក់តំបន់ផងដែរ។ យើងផ្តល់ឱកាស ដល់និយោជិត ក្នុងការបង្ហាញសមត្ថភាព ទៅតាមក្របខណ្ឌ និងយន្តការ ដែលមានប្រសិទ្ធភាពផ្សេងៗ ដើម្បីធានាដល់ការបង្កើនចំណេះដឹង ការបន្ថែមគុណតម្លៃ ភាពច្នៃប្រឌិត និងការចែករំលែក នៃការអនុវត្តការងារល្អៗរបស់ពួកគេ។ ដូច្នេះនិយោជិតរបស់យើង អាចកសាងចំណុចខ្លាំងរបស់ពួកគេ ដើម្បីនាំយកគុណប្រយោជន៍ល្អបំផុត ក្នុងការរក្សាភាពរឹងមាំរបស់ធនាគារ សម្រាប់ការប្រកួតប្រជែងជាមួយអ្នកប្រកួតប្រជែងនៅក្នុងទីផ្សារប្រទេសកម្ពុជា។



ភ្ជាប់ទំនាក់ទំនងនិយោជិត

យើងខិតខំបំពេញការងារ ដើម្បីធានាថា ការភ្ជាប់ទំនាក់ទំនងនិយោជិត និងការបំពេញការងារជាក្រុម គឺស្ថិតក្នុងកម្រិតខ្ពស់បំផុតមួយ។ យើងបានរៀបចំកិច្ចប្រជុំបង្ហាញលទ្ធផលការងារប្រចាំឆ្នាំ (Town Hall) និងប្រារព្ធធ្វើកម្មវិធីមួយចំនួន រួមមានវគ្គបណ្តុះបណ្តាលចែករំលែកយុទ្ធសាស្ត្រភាពជាអ្នកដឹកនាំ កម្មវិធីជួបជុំជាមួយបុគ្គលិកថ្ងៃអង្គារ កម្មវិធីកសាងភាពជាក្រុមការងារ និងកម្មវិធីជួបជុំបុគ្គលិកទូទាំងធនាគារជាដើម។ ជារៀងរាល់ឆ្នាំ យើងក៏បានរៀបចំកម្មវិធីស្ទង់មតិការបំពេញការងារផ្ទៃក្នុង ដើម្បីអនុញ្ញាតឲ្យបុគ្គលិករបស់យើងចែករំលែកសំឡេងរបស់ពួកគេ ដោយជំរុញឲ្យស្ថាប័នទាំងមូល កាន់តែប្រសើរមួយកម្រិតទៀត។ យើងបណ្តុះផ្គត់ផ្គង់នៃវប្បធម៌បើកជំហរ ដើម្បីនាំយកភាពរីកចម្រើន និងភាពប្រសើរឡើង ក្នុងស្ថាប័នការងារ។ យើងជឿជាក់ថា និយោជិត ដែលមានការភ្ជាប់ទំនាក់ទំនងល្អ គឺជាបុគ្គលិក ដែលប្រកបដោយផលិតភាពឆ្លើយតបដែរ។

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺជាទីកន្លែង

មានសមាមាត្រគ្នា រវាងលទ្ធផលការងារ និងប្រាក់រង្វាន់



យើងមានប្រព័ន្ធគ្រប់គ្រងការអនុវត្តការងារដ៏រឹងមាំ ដែលកំណត់ដោយសូចនាករអនុវត្តន៍ការងារ (KPI)។ យើងធានាថា សូចនាករអនុវត្តន៍ការងារ គឺស្របទៅតាមគោលដៅអាជីវកម្ម និងទិសដៅរបស់ ស៊ីអាយអិមប៊ី ក្រុម។ សូចនាករអនុវត្តន៍ការងារ តម្រូវឲ្យមានសមាសធាតុប្រតិបត្តិការ (Compliance) និងអភិបាលកិច្ច (Governance) ដែលផ្សារភ្ជាប់ភាពសមាមាត្រគ្នា រវាងលទ្ធផលការងារ និងប្រាក់រង្វាន់។ ក្រៅពីសូចនាករអនុវត្តន៍ការងារ យើងលើកកម្ពស់វប្បធម៌ នៃការបន្តសម្រេចសមិទ្ធផល នៅក្នុងស្ថាប័ន ដើម្បីធានាថា និយោជិតរបស់យើង គឺស្ថិតក្នុងលក្ខខណ្ឌល្អប្រសើរ និងអាចទទួលបានការលើកទឹកចិត្តទៀងទាត់ ដែលជួយឲ្យពួកគេអាចសម្រេចបានលទ្ធផលការងារកាន់តែល្អប្រសើរ។




លើកកម្ពស់វប្បធម៌ របស់ធនាគារ ស៊ីអាយអិមប៊ី

គុណតម្លៃ និងវប្បធម៌ស្នូលរបស់យើង ត្រូវបានចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីលើកកម្ពស់ឥរិយាបថទូទាំង៣ «បំពេញភារៈកិច្ចលើសពីការរំពឹងទុក ដើម្បីបំពេញចិត្តអតិថិជន / ភ្ជាប់ទំនាក់ទំនងដោយបើកចំហរ និងធ្វើការរួមគ្នា / គោរព និងតែងតែជួយគាំទ្រគ្នាទៅវិញទៅមក »។ គោលការណ៍ណែនាំនេះ អាចជួយឲ្យបុគ្គលិកយើង ប្រកបការងារកាន់តែមានប្រសិទ្ធភាព ទាំងជាមួយក្រុមការងារក្នុងស្រុក និងថ្នាក់តំបន់។ ដើម្បីជំរុញនូវការប្រកាន់ខ្ជាប់វប្បធម៌របស់ក្រុមហ៊ុន យើងបានតែងតាំងអ្នកគាំទ្រអាជីវកម្ម និងអ្នកដឹកនាំក្រៅផ្លូវការ នៅតាមអង្គភាពជីវកម្មផ្សេងៗគ្នា ដើម្បីលើកទឹកចិត្ត ដល់បុគ្គលិក ក្នុងការអនុវត្តឥរិយាបថទូទាំង៣ ហើយសាយភាយវប្បធម៌ល្អប្រពៃនេះ ក្នុងនាមជាអ្នកគំរូ ទៅដល់បុគ្គលិកដទៃទៀត។

ការអភិវឌ្ឍធនធានមនុស្ស និងទេពកោសល្យ

“ យើងពេញចិត្ត ជាមួយការអភិវឌ្ឍទេពកោសល្យ យើងផ្តល់តម្លៃ ដល់បុគ្គលិកគ្រប់រូប ដែលរួមចំណែកជួយគាំទ្រធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី រហូតដល់មានថ្ងៃនេះ ”

ហិរញ្ញវត្ថុ



នាយកដ្ឋានហិរញ្ញវត្ថុ មានតួនាទីរៀបចំ និងអនុវត្តគោលការណ៍ និងនីតិវិធីគណនេយ្យ ដើម្បីឱ្យស្របតាមគំរូស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ ដែលបានរៀបចំ ដោយធនាគារជាតិ នៃកម្ពុជា។ នាយកដ្ឋាននេះ ក៏ដើរតួនាទីគ្រប់គ្រងរបាយការណ៍ និងការវិភាគលទ្ធផលហិរញ្ញវត្ថុ ជូនគ្រប់អង្គភាពអាជីវកម្មផងដែរ។

ក្នុងការរៀបចំគណនេយ្យហិរញ្ញវត្ថុ យើងធានាថា រាល់ដំណើរការគណនេយ្យ មានភាពច្បាស់លាស់ តម្លាភាព និងមានការរក្សាទុកយ៉ាងត្រឹមត្រូវ។ យើងក៏ធានាការប្រតិបត្តិតាមបទប្បញ្ញត្តិគ្រប់ពេលវេលាផងដែរ នូវរាល់របាយការណ៍ដែលតម្រូវដោយបទប្បញ្ញត្តិ របស់ធនាគារជាតិ នៃកម្ពុជា ក៏ដូចជាការប្រកាសពន្ធ ជូននាយកដ្ឋានពន្ធដារ និងរៀបចំរបាយការណ៍យ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា សម្រាប់ក្រុមហ៊ុនមេ និងគណៈគ្រប់គ្រងផងដែរ។

សមិទ្ធផលសំខាន់ៗ សម្រាប់ឆ្នាំ ២០២១

យើងបានអនុវត្តដំណាក់កាលទី១ នៃការប្រកាសពន្ធ តាមប្រព័ន្ធអេឡិចត្រូនិក (E-Filing) ដោយប្រើប្រាស់កម្មវិធីកុំព្យូទ័រ Desktop Application ទោះបីជាមានឧបសគ្គប្រឈមនានានៃការអនុវត្តសេចក្តីណែនាំថ្មី ជាមួយនឹងភាគីដៃគូរបស់ធនាគារ ដំណើរការផ្ទៃក្នុង នៅគ្រប់នាយកដ្ឋាន/អង្គភាព ការប្រកាសពន្ធទាំងអស់។ យើងបានធ្វើការជាមួយនឹងក្រុមអ្នកជំនាញ ផ្នែកពន្ធរបស់សមាគមធនាគារ ក្នុងប្រទេសកម្ពុជា ដើម្បីទំនាក់ទំនងជាមួយនឹងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីធានាថា ធនាគារបានអនុលោមតាមការតម្រូវ ផ្នែកឯកសារពន្ធ តាមប្រព័ន្ធអេឡិចត្រូនិក។

ជាផ្នែកមួយ នៃការកែលម្អដំណើរការ យើងបានធ្វើការជាមួយនឹងក្រុមការងារ ផ្នែកបច្ចេកវិទ្យាព័ត៌មាន ដើម្បីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិ ដំណាក់កាលទី១ នៃការគណនាប្រចាំថ្ងៃ នៃអនុបាតក្របខណ្ឌសន្ទនីយភាព (LCR) ដែលរួមមានការកំណត់គណនីប្រាក់បញ្ញើប្រតិបត្តិការ និងមិនប្រតិបត្តិការ។ ចំណុចនេះជួយដល់ក្រុមការងារទាំងមូល ក្នុងការរាយការណ៍ប្រចាំថ្ងៃ ដើម្បីកាត់បន្ថយជាអប្បបរមា នូវកំហុសឆ្គងការងារ និងពេលវេលាវេលា។

សម្រាប់ផ្នែកគ្រប់គ្រងដើមទុន យើងបានត្រួតពិនិត្យដើមទុនបន្ថែម ទាំងថ្នាក់ទី១ និងទី២ ដើម្បីបំពេញតម្រូវការបទប្បញ្ញត្តិដើមទុនអប្បបរមា ក៏ដូចជាដើម្បីគាំទ្រកំណើនអាជីវកម្មស្នូលរបស់ធនាគារ ក្នុងឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់។ យើងបានសងរំដោះ និងធ្វើការជំនួសដើមទុន

ថ្នាក់ទី២ នៃបំណុលបន្ទាប់បន្សំ ៧លានដុល្លារអាមេរិក ក្នុងខែកញ្ញា ឆ្នាំ២០២១ ជាមួយការយល់ព្រមអនុម័ត ពីធនាគារជាតិ នៃកម្ពុជា។

ស្របតាមក្របខណ្ឌដើមទុនរបស់ក្រុមហ៊ុនមេ យើងបានរៀបចំក្របខណ្ឌបញ្ជី EXCO សម្រាប់ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា ដើម្បីគ្រប់គ្រងដើមទុនទីស្នាក់ការកណ្តាល ដែលរួមមានបញ្ជីចំនួន២ គឺ បញ្ជី EXCO FTP និង បញ្ជី EXCO Capital។ បញ្ជីទាំងពីរនេះ ត្រូវបានរៀបចំឡើង ដើម្បីធានាថា ដើមទុនត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវ និងបំពេញតាមបទប្បញ្ញត្តិដើមទុននានា ដែលពាក់ព័ន្ធ។ គោលការណ៍សំខាន់ៗ គឺរួមមានគណនីភាពច្បាស់លាស់ នៃការប្រើមូលនិធិដើមទុន ផែនការបែងចែកដើមទុនច្បាស់លាស់ រចនាសម្ព័ន្ធ និងអភិបាលកិច្ចល្អ ព្រមទាំងការកាត់បន្ថយជាអតិបរមា នូវផលអវិជ្ជមាននៃការប្រើដើមទុន។

ផ្អែកតាមការអនុវត្តផែនការអាជីវកម្មរបស់ស៊ីអាយអិមប៊ី គ្រប់ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមការងារជំនាញរបស់ស៊ីអាយអិមប៊ី គ្រប់ ក្នុងគម្រោងផ្តួចផ្តើមមួយចំនួន ស្ថិតក្រោមធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី និងការព្យាករហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០២២-២០២៤។ គម្រោងទាំងអស់នោះ ត្រូវបានអនុវត្ត នៅគ្រប់អង្គភាពអាជីវកម្ម ក៏ដូចជាអង្គភាពគាំទ្រអាជីវកម្មទាំងអស់ ក្នុងរយៈពេល៣ឆ្នាំបន្ទាប់ (២០២២-២០២៤) ដោយមានចក្ខុវិស័យ ក្នុងការក្លាយជា «ធនាគារសហគមន៍សកលឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា» បើគិតលើផលចំណេញ។

ផែនការ សម្រាប់ឆ្នាំ២០២២

បន្ទាប់ពីពិនិត្យលើទិន្នន័យរបស់ក្រុមហ៊ុនមេ សម្រាប់ Expected Credit Loss (ECL) បីឆ្នាំកន្លងមក សម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០១៩-២០២១ យើងនឹងរៀបចំផែនការ ក្នុងការធ្វើការជាមួយក្រុមហ៊ុនជំនាញប្រឹក្សាយោបល់ក្នុងស្រុក ដើម្បីបង្កើតមូលដ្ឋានគំរូ ECL របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ផ្អែកលើមូលដ្ឋានទិន្នន័យ ដែលមានកន្លងមករបស់ធនាគារ ក្នុងឆ្នាំ២០២២។ នេះជាកិច្ចការដ៏ធំមួយ សម្រាប់ក្រុមការងារ ផ្នែកហិរញ្ញវត្ថុទាំងមូល ក៏ដូចជាភាគីពាក់ព័ន្ធនានា រួមមានក្រុមការងារបច្ចេកវិទ្យាព័ត៌មាន អង្គភាពអាជីវកម្ម និងក្រុមការងារគ្រប់គ្រងហានិភ័យ។ សម្រាប់ការងារនេះ យើងនឹងសហការជាមួយនឹងក្រុមការងារជំនាញ ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមេ ដើម្បីជួយដល់ការងារបញ្ចប់គម្រោង និងធានានូវភាពស្របគ្នា នៃគំរូ ECL ដែលអភិវឌ្ឍនៅក្នុងស្រុក និងរបស់ក្រុមហ៊ុនមេ។

ការប្រកាសពន្ធ តាមប្រព័ន្ធអេឡិចត្រូនិក (E-Filing) ដំណាក់កាលទី២ នឹងក្លាយជាកិច្ចការសំខាន់មួយទៀត សម្រាប់ឆ្នាំ២០២២ ដែលនឹងបង្កជាបញ្ហាប្រឈមបន្ថែមទៀត ដល់គ្រប់ភាគីពាក់ព័ន្ធ ក្រុមហ៊ុនការងារផ្ទៃក្នុង ក៏ដូចជាភាគីទីបីជាដើម (ដូចជាអ្នកផ្តល់សេវា និងអ្នកផ្គត់ផ្គង់នៅក្នុងស្រុក និងក្រៅស្រុក)។ យើងនឹងបន្តធ្វើការជាមួយនឹងក្រុមអ្នកជំនាញ ផ្នែកពន្ធរបស់

សមាគមធនាគារ ក្នុងប្រទេសកម្ពុជា ដើម្បីទំនាក់ទំនងជាមួយនឹងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីធានាថា ធនាគារបានអនុលោមតាមការតម្រូវ ផ្នែកឯកសារពន្ធ តាមប្រព័ន្ធអេឡិចត្រូនិក។

ការកែលម្អការរាយការណ៍ និងប្រព័ន្ធផ្ទៃក្នុង នឹងបន្តធ្វើ សម្រាប់ឆ្នាំ២០២២ ដែលរួមមានការគណនាស្វ័យប្រវត្តិ LCR ដំណាក់កាលទី២ ការបង់រំលស់កម្រៃគណនាស្វ័យប្រវត្តិ និងការគណនាស្វ័យប្រវត្តិ ECL។ ក្រុមការងាររបស់យើងនឹងបន្តធ្វើការ ជាមួយនឹងក្រុមការងារផ្នែកបច្ចេកវិទ្យាព័ត៌មាន សម្រាប់គម្រោងនេះ ដែលជាផ្នែកមួយ នៃការបង្កើនផលិតភាព និងការថែរក្សាមូលដ្ឋានទិន្នន័យឱ្យកាន់តែប្រសើរឡើង។

ការគ្រប់គ្រងដើមទុន នឹងនៅតែជាចំណុចផ្ដោតសំខាន់ ក្នុងឆ្នាំ២០២២ ខណៈដែលធនាគារជាតិ នៃកម្ពុជា បានពង្រាងបទប្បញ្ញត្តិដើមទុនថ្មី សម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ កាលពីខែតុលា ឆ្នាំ២០២១។ យើងនឹងបន្តត្រួតពិនិត្យដើមទុន ទាំងថ្នាក់ទី១ និងថ្នាក់ទី២ ដើម្បីអនុលោមតាមបទប្បញ្ញត្តិដើមទុនអប្បបរមារបស់ធនាគារ ក៏ដូចជាបន្ថែមការប្រើប្រាស់ជាអតិបរមា នៃបទប្បញ្ញត្តិដើមទុន ដើម្បីគាំទ្រកំណើនអាជីវកម្មស្នូលរបស់ធនាគារ ក្នុងឆ្នាំ ២០២២-២០២៤។

ការពិនិត្យមើលធុរកិច្ច

ប្រតិបត្តិការ

ប្រតិបត្តិការ



នាយកដ្ឋានប្រតិបត្តិការ ទទួលបន្ទុក ក្នុងការធានាថា គ្រប់នាយកដ្ឋាន ក៏ដូចជាបុគ្គលិកទាំងអស់ នៅក្នុងធនាគារ ដឹងអំពីកាតព្វកិច្ច និងផលប៉ះពាល់នានា នៃបទប្បញ្ញត្តិពាក់ព័ន្ធ។ តួនាទីចម្បងរបស់នាយកដ្ឋាននេះ គឺរួមមានការ ត្រួតពិនិត្យ និងផ្តល់យោបល់ ដល់ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ដើម្បីធានាការអនុវត្តអនុលោមទៅតាម ច្បាប់ បទប្បញ្ញត្តិ និងសេចក្តីណែនាំផ្សេងៗរបស់ធនាគារ។

សម្រាប់ការត្រួតពិនិត្យ លើការប្រតិបត្តិការ នាយកដ្ឋាននេះបានធ្វើការត្រួតពិនិត្យ ដល់ទីកន្លែង និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការធ្វើតេស្ត ដោយខ្លួនឯង លើបទប្បញ្ញត្តិនានា ដើម្បីធានាថា រាល់ដំណើរការ និងនីតិវិធីពាក់ព័ន្ធទាំងឡាយ ត្រូវបានអនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងសេចក្តីណែនាំផ្សេងៗ ដែលពាក់ព័ន្ធ។ មិនតែប៉ុណ្ណោះ នាយកដ្ឋាននេះចូលរួមយ៉ាងសកម្ម ជាមួយនឹងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីធានាថា ធនាគារបានអនុវត្តគ្រប់គ្រាន់ នូវតួនាទីរបស់ធនាគារ ចំពោះបទប្បញ្ញត្តិផ្សេងៗ ដូចជាច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) ច្បាប់ស្តីពីការប្រឆាំង ហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ (AFP) ច្បាប់ស្តីពីគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ និងបទប្បញ្ញត្តិ ដែលត្រូវបានបង្កើត និងកែសម្រួលថ្មីៗដទៃទៀត។

នាយកដ្ឋានប្រតិបត្តិការ បានបំពេញការងារដោយជោគជ័យ និងរាយការណ៍ដោយផ្ទាល់ ទៅកាន់ក្រុមប្រឹក្សាភិបាល ដែលជាអ្នកពិនិត្យមើល និងអនុម័តផែនការងារប្រតិបត្តិការប្រចាំឆ្នាំ ដែលស្នើសុំ ដោយនាយកដ្ឋានប្រតិបត្តិការ។ ផ្អែកលើគោលនយោបាយ នៃការអនុវត្តការប្រតិបត្តិការ នាយកដ្ឋាននេះត្រូវអនុវត្តតាមគោលការណ៍ និងនីតិវិធី ស្តីពីការប្រតិបត្តិការ និងគោលការណ៍ និងនីតិវិធី ស្តីពីការ ប្រឆាំងការសម្អាតប្រាក់ ការប្រឆាំងហិរញ្ញប្បទានភេរវកម្ម និងទណ្ឌកម្មហិរញ្ញវត្ថុ (AML/CFT and TFS) របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាភិបាល។ ជាមួយគ្នានេះ នាយកដ្ឋាននេះក៏បានសហការ ជាមួយនឹងនាយកដ្ឋានដទៃទៀត ដើម្បីបង្កើតគោលការណ៍ណែនាំ និងក្រមសីលធម៌វិជ្ជាជីវៈផ្សេងៗ រួមមានគោលការណ៍ណែនាំ អំពីការបើកគណនីធនាគារ គោលការណ៍ ណែនាំ អំពីការត្រួតពិនិត្យប្រតិបត្តិការ ដែលមានសញ្ញាប្រុងប្រយ័ត្ន ក្រមសីលធម៌នៃការលក់ផលិតផល និងសេវាកម្ម ។ល។

សមិទ្ធផល ក្នុងឆ្នាំ២០២១

ក្នុងឆ្នាំ២០២១ នាយកដ្ឋានប្រតិបត្តិការ សម្រេចបានការត្រួតពិនិត្យ ដល់ទីកន្លែងចំនួន ៧ការិយាល័យ និងចំនួន ៧សាខាផងដែរ។ នាយកដ្ឋាននេះ បានធ្វើបច្ចុប្បន្នភាពគោលការណ៍ និងនីតិវិធី ស្តីពីប្រឆាំងការសម្អាតប្រាក់ ការប្រឆាំងហិរញ្ញប្បទានភេរវកម្ម និងទណ្ឌកម្មហិរញ្ញវត្ថុ (AML/CFT & TFS) ដើម្បីស្របទៅនឹងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម (AML/CFT) និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ (AFP) ហើយបានបង្កើតគោលការណ៍ និងនីតិវិធីថ្មីៗចំនួនពីរ គឺគោលការណ៍ និងនីតិវិធី ស្តីពីការដាក់ទណ្ឌកម្ម និងគោលការណ៍ និងនីតិវិធី ស្តីពីការគ្រប់គ្រងបញ្ជីឈ្មោះបុគ្គល និងអង្គភាពហាមឃាត់។ មិនតែប៉ុណ្ណោះ នាយកដ្ឋាននេះក៏បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ស្វ័យប្រវត្តិ ការប្រឆាំងការសម្អាតប្រាក់ ដំណាក់កាលទី១ ក្នុងខែកក្កដា ឆ្នាំ២០២១ ផងដែរ។

កម្មវិធីបណ្តុះបណ្តាលចំណេះដឹង និងជំនាញ គឺជាផ្នែកផ្តោតសំខាន់គន្លឹះមួយសម្រាប់នាយកដ្ឋាន ប្រតិបត្តិការ។ គ្រប់និយោជិត ដែលទើបចូលបម្រើការងារថ្មីទាំងអស់ ត្រូវឱ្យចូលរួមវគ្គបណ្តុះ បណ្តាល ក្នុងអំឡុងពេលបីខែ គិតចាប់ពីថ្ងៃចូលបម្រើការងារនៅធនាគារ ហើយនិយោជិត ដែលបាន បម្រើការងារស្រាប់ ត្រូវឱ្យចូលរៀនវគ្គសិក្សាប្រចាំឆ្នាំ តាមប្រព័ន្ធអេឡិចត្រូនិក អំពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ។ ក្នុងឆ្នាំ២០២១ នាយកដ្ឋានប្រតិបត្តិការ បានរៀបចំ វគ្គបណ្តុះបណ្តាលសរុប ចំនួន ៤៥លើក ដែលមានការចូលរួម ពីនិយោជិត ចំនួន ៣៥៥នាក់។

ការត្រួតពិនិត្យដល់ទីកន្លែង សម្រាប់



វគ្គបណ្តុះបណ្តាលប្រចាំឆ្នាំ



ផែនការ សម្រាប់ឆ្នាំ២០២២

នាយកដ្ឋានប្រតិបត្តិការ នឹងដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយ ស្តីពីការប្រឆាំងការស៊ុស្តិ៍សំណុំ និងអំពើពុករលួយ និងកម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាល ដើម្បីបណ្តុះនូវក្រមសីលធម៌ និង វប្បធម៌នៃការប្រឆាំងការស៊ុស្តិ៍សំណុំ និងអំពើពុករលួយ។ នាយកដ្ឋានប្រតិបត្តិការ នឹងបន្តពង្រឹងកម្មវិធីបណ្តុះបណ្តាល អំពីគោលការណ៍ និងនីតិវិធី ស្តីពីការប្រឆាំងការសម្អាតប្រាក់ ការប្រឆាំង ហិរញ្ញប្បទានភេរវកម្ម និងទណ្ឌកម្មហិរញ្ញវត្ថុ (AML/CFT & TFS) គោលការណ៍ និងនីតិវិធី ស្តីពីការដាក់ទណ្ឌកម្ម គោលការណ៍ និងនីតិវិធី ស្តីពីការគ្រប់គ្រងបញ្ជីឈ្មោះបុគ្គល និងអង្គភាពហាមឃាត់ និងតាមគោលការណ៍ និងនីតិវិធី ស្តីពីការប្រតិបត្តិការ។ សម្រាប់ការត្រួតពិនិត្យ ដល់ទីកន្លែង នាយកដ្ឋានប្រតិបត្តិការ នឹងបន្តការត្រួតពិនិត្យការិយាល័យ និងសាខា ចំពោះការអនុវត្តការប្រតិបត្តិការ បទប្បញ្ញត្តិ និងការត្រួតពិនិត្យផ្សេងៗ ទៅតាមប្រភេទហានិភ័យ។

គ្រប់គ្រងហានិភ័យ



ភាពរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យធនាគារ ក្នុងប្រទេសកម្ពុជា ការផ្លាស់ប្តូរ លើតម្រូវការបទប្បញ្ញត្តិ នៅកម្រិតសាកល និងហានិភ័យថ្មីៗ បានកើតចេញពីទស្សនវិស័យ នៃការអនុលោមតាមច្បាប់ និងផ្នែកបច្ចេកវិទ្យា។ ដូច្នេះហើយធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានបង្កើតនូវក្របខណ្ឌគ្រប់គ្រងហានិភ័យដ៏រឹងមាំ ដើម្បីគ្រប់គ្រងហានិភ័យ ដែលពាក់ព័ន្ធ ឲ្យបានល្អប្រសើរ។ ធនាគារបានចាត់ទុកថា ការគ្រប់គ្រងហានិភ័យ គឺជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់ អាជីវកម្ម ហើយធនាគារក៏បានបញ្ចូលវប្បធម៌ហានិភ័យដ៏រឹងមាំ ទៅក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ និងដំណើរការ សម្រេចចិត្តរបស់ធនាគារ។ នាយកដ្ឋានគ្រប់គ្រងហានិភ័យ បានចូលរួមតាំងពីដំណាក់កាលដំបូង នៃដំណើរការ ទទួលយកហានិភ័យ ដើម្បីផ្តល់នូវទស្សនៈឯករាជ្យ សម្រាប់ការវាយតម្លៃផលិតផលថ្មី ការកំណត់យុទ្ធសាស្ត្រការ វាយតម្លៃឥណទាន និងផ្នែកដទៃទៀត។

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលជាផ្នែកមួយ នៃស៊ីអាយអិមប៊ី គ្រុប បានប្រើប្រាស់ក្របខណ្ឌ គ្រប់គ្រងហានិភ័យទូទៅមួយ សម្រាប់សហគ្រាសទាំងមូល (EWRM) ដើម្បីគ្រប់គ្រងហានិភ័យ និងឱកាសរបស់ខ្លួន។ ក្របខណ្ឌគ្រប់គ្រងហានិភ័យទូទៅ សម្រាប់សហគ្រាសទាំងមូល ផ្តល់ជូនក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង នូវឧបករណ៍មួយ ដើម្បីធ្វើការប្រមើលមើលទុកជាមុន និង គ្រប់គ្រងហានិភ័យ ដែលមានស្រាប់ និងហានិភ័យ ដែលអាចនឹងកើតមាន ដោយធ្វើការពិចារណា ទៅលើការកែប្រែទម្រង់ហានិភ័យ ស្របតាមការផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្ម បទប្បញ្ញត្តិច្បាប់ និង សកម្មភាពបំពេញមុខងារ។

គណៈកម្មាធិការហានិភ័យ គឺជាគណៈកម្មាធិការមួយ ដែលទទួលសិទ្ធិអំណាច ពីក្រុមប្រឹក្សាភិបាល និងរាយការណ៍ ទៅក្រុមប្រឹក្សាភិបាល នូវរាល់បញ្ហា ពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ។ កិច្ចប្រជុំរបស់គណៈកម្មាធិការហានិភ័យ បានធ្វើឡើងជារៀងរាល់ខែ ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យការអនុវត្ត លើរាល់សកម្មភាព ក្នុងការគ្រប់គ្រងហានិភ័យរបស់ធនាគារ។

គណៈកម្មាធិការឥណទានកម្ពុជា ធ្វើរបាយការណ៍ ជូនគណៈកម្មាធិការហានិភ័យ នូវរាល់បញ្ហាទាក់ទងនឹងឥណទានរបស់ធនាគារ។ គណៈកម្មាធិការឥណទានកម្ពុជា រៀបចំកិច្ចប្រជុំពិភាក្សា ជារៀងរាល់សប្តាហ៍ ដោយទទួលបានសិទ្ធិអំណាច ពីក្រុមប្រឹក្សាភិបាល ក្នុងការពិចារណា និងការសម្រេច លើសំណើឥណទាន។



ហានិភ័យឥណទាន


ហានិភ័យឥណទាន និងសមភាគី សំដៅដល់លទ្ធភាពនៃការខាតបង់ ដោយសារអតិថិជន ដែលមានបំណុល ជាមួយធនាគារ ឬដៃគូទីផ្សារ ឬអ្នកចេញមូលបត្រ បរាជ័យក្នុងការបំពេញកាតព្វកិច្ច សម្រាប់ការទូទាត់សងមកធនាគារវិញ តាមការសន្យា។ ហានិភ័យឥណទាន ដែលបានផ្តល់ដោយធនាគារ ត្រូវបានគ្រប់គ្រងដោយគោលនយោបាយហានិភ័យឥណទាន គោលការណ៍គោលនយោបាយ ឥណទាន (CPG) / នីតិវិធីឥណទាន (CPM) និងច្បាប់ជំនួញឥណទាននីមួយៗ។

ធនាគារបានប្រើប្រាស់សូចនាករផ្តល់សញ្ញាជាមុន (Early Warning Indicator) និងក្របខណ្ឌបញ្ជីតាមដាន (Watchlist frameworks) ជាវិធានការត្រៀមទុកជាមុន សម្រាប់គ្រប់គ្រងហានិភ័យ ឥណទាន ដែលអាចចង្អុលបង្ហាញ នូវភាពចុះខ្សោយនៃឥណទាន ពីដំណាក់កាលដំបូង ដើម្បីកាត់បន្ថយការខាតបង់ឥណទាន ដែលអាចកើតមានឡើង។

ដើម្បីធានាថា សំណើសុំឥណទានទាំងអស់ ពិតជាទទួលបានការវាយតម្លៃឯករាជ្យ ការអនុម័តឥណទានទាំងអស់ ទាមទារការបោះឆ្នោតសម្រេចចិត្ត ពីបុគ្គលវាយតម្លៃហានិភ័យ។ ធនាគារក៏បាន អនុវត្តក្របខណ្ឌអ្នកជំនាញវាយតម្លៃមគ្គុទ្ទ ដោយផ្តល់សិទ្ធិអំណាច ដល់គណៈគ្រប់គ្រងបុគ្គល ក្នុងការអនុម័តពាក្យស្នើសុំឥណទាន ដែលស្ថិតក្រោមសិទ្ធិអំណាចរបស់ពួកគេ។ ផ្នែកគ្រប់គ្រងឥណទាន ត្រូវបានបង្កើតឡើងក្រោមនាយកដ្ឋានគ្រប់គ្រងហានិភ័យ ដើម្បីបំពេញតួនាទីឯករាជ្យ ក្នុងការវាយតម្លៃសំណើសុំឥណទាន។

ទំហំឥណទាន ត្រូវបានតាមដានយ៉ាងសកម្ម ត្រួតពិនិត្យឡើងវិញយ៉ាងទៀងទាត់ និងរាយការណ៍ ជូនគណៈកម្មាធិការហានិភ័យ ជារៀងរាល់ខែ។ ភាពអន់ថយនៃឥណទាន ត្រូវបានកំណត់សម្គាល់ វិភាគ និងពិភាក្សា ជាមួយនឹងអង្គភាពអាជីវកម្ម ដែលពាក់ព័ន្ធ ដើម្បីចាត់វិធានការកែលម្អឲ្យបានសមស្រប។

ការពិនិត្យមើលធុរកិច្ច
ការគ្រប់គ្រងហានិភ័យ



ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព កើតឡើង នៅពេលដែលធនាគារ ពុំមានលទ្ធភាព ក្នុងការបំពេញតម្រូវការថវិកា នាពេលបច្ចុប្បន្ន និងពេលអនាគត ឬមិនអាចបំពេញកាតព្វកិច្ចនិយ័តកម្ម នៅពេលដល់កាលកំណត់។ វាអាចធ្វើឲ្យប៉ះពាល់ ដល់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ យ៉ាងធ្ងន់ធ្ងរ និងអាចបង្កឲ្យមានការខាតបង់។ តួនាទីចម្បងរបស់ធនាគារ គឺការប្រើប្រាស់ប្រាក់បញ្ញើរយៈពេលខ្លី ដើម្បីផ្តល់ជាឥណទានរយៈពេលវែង ដូច្នេះធ្វើឲ្យធនាគារងាយនឹងរងគ្រោះ ដោយសារហានិភ័យសន្ទនីយភាព។ ជាងនេះទៅទៀត ធនាគារត្រូវតែប្រតិបត្តិអាជីវកម្មរបស់ខ្លួន ស្របទៅតាមតម្រូវការបទប្បញ្ញត្តិ គ្រប់ពេលវេលា។

ហានិភ័យសន្ទនីយភាព ជាបឋមត្រូវបានធ្វើការតាមដាន និងគ្រប់គ្រង ដោយផ្អែកលើមូលដ្ឋាន នៃការព្យាករណ៍លំហូរសាច់ប្រាក់របស់ធនាគារ តាមរយៈការព្យាករណ៍ឲ្យបានទៀងទាត់ ទៅលើលំហូរសាច់ប្រាក់របស់ធនាគារ ដែលកើតឡើងពីទម្រង់កាលកំណត់ នៃទ្រព្យសកម្ម បំណុល កាតព្វកិច្ចក្រៅតារាងតុល្យការ និងនិស្សន្ទវត្ថុ ទៅតាមរយៈពេលផ្សេងៗគ្នា ស្ថិតក្រោមស្ថានភាពអាជីវកម្មធម្មតា និងស្ថានភាពមានវិបត្តិ។

ធនាគារក៏បានធ្វើស្រួសតេស្ត (Stress Test) ជារៀងរាល់ឆមាស រួមមានស្រួសតេស្ត ទៅលើសន្ទនីយភាព ដើម្បីកំណត់ផ្នែក ដែលងាយរងគ្រោះ ទៅលើទំហំសន្ទនីយភាព និងដើម្បីប៉ាន់ស្មានផលប៉ះពាល់ ផ្នែកហិរញ្ញវត្ថុ និងបង្កភាពងាយស្រួល ដល់គណៈគ្រប់គ្រងរបស់ធនាគារ ចាត់វិធានការទុកជាមុន។

នាយកដ្ឋានគ្រប់គ្រងហានិភ័យ ទទួលខុសត្រូវ ចំពោះការត្រួតពិនិត្យតាមដាន ដោយឯករាជ្យ លើទម្រង់ហានិភ័យសន្ទនីយភាពរបស់ធនាគារ និងរៀបចំរបាយការណ៍ប្រចាំខែ ជូនគណៈកម្មាធិការគ្រប់គ្រងបំណុលទ្រព្យសកម្ម និងគណៈកម្មាធិការគ្រប់គ្រងហានិភ័យ។ វាមានសារៈសំខាន់ សម្រាប់ធនាគារ ក្នុងការគ្រប់គ្រងស្ថានភាពសន្ទនីយភាពរបស់ខ្លួន ដើម្បីអាចបំពេញតម្រូវការប្រតិបត្តិការប្រចាំថ្ងៃ និងតម្រូវការ ផ្នែកច្បាប់ដែលមាន ចំពោះហានិភ័យឥណទាន ដែលបានកំណត់ផងដែរ។



ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺរួមមានហានិភ័យ លើការខាតបង់ដោយផ្ទាល់ ឬដោយប្រយោល ដែលបណ្តាលមកពីកង្វះខាត ឬភាពបរាជ័យ នៃដំណើរការផ្ទៃក្នុង បុគ្គលិក ប្រព័ន្ធកុំព្យូទ័រ ឬកត្តាពីខាងក្រៅ។

ហានិភ័យប្រតិបត្តិការ ត្រូវបានបញ្ចូលជាផ្នែកមួយដ៏សំខាន់ ដល់ការវាយតម្លៃហានិភ័យ ទាក់ទងនឹង ផលិតផល សេវាកម្ម ដំណើរការផ្ទៃក្នុង និងប្រព័ន្ធ នៅក្នុងធនាគារ។ គំនិតផ្តួចផ្តើមជាច្រើនត្រូវបានធ្វើឡើង ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ លើសមត្ថភាពនៃប្រព័ន្ធ ការគ្រប់គ្រងទិន្នន័យ និងការគ្រប់គ្រងផ្ទៃក្នុង។

យុទ្ធសាស្ត្រគ្រប់គ្រង ហានិភ័យប្រតិបត្តិការ របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺផ្តោតលើក្របខណ្ឌគ្រងគ្រងហានិភ័យដ៏រឹងមាំ ដែលផ្តល់នូវគោលការណ៍ណែនាំរួម ជាមួយនឹងរចនាសម្ព័ន្ធអភិបាលកិច្ចដ៏ល្អប្រសើរមួយ ដើម្បីបណ្តុះបណ្តាលនូវវប្បធម៌គ្រប់គ្រងហានិភ័យមួយ តាមបែបបុរេសកម្ម គ្រប់ពេលវេលាជានិច្ច។

ផ្នែកគ្រប់គ្រងហានិភ័យប្រតិបត្តិការ តែងធ្វើការណែនាំ ផ្តល់យោបល់ និងតាមដាន លើគ្រប់នាយកដ្ឋានទាំងអស់ ដើម្បីធានាឲ្យបានថា គោលការណ៍ និងនីតិវិធី ដែលបានកំណត់ ត្រូវបានអង្កេតលើគ្រប់គម្រោងទាំងអស់ និងស្ថិតនៅក្នុងដំណើរកិច្ចប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ។ ផ្នែកគ្រប់គ្រងហានិភ័យប្រតិបត្តិការ ក៏ធានាឲ្យបាន នូវការអនុលោមតាមច្បាប់បទប្បញ្ញត្តិ ដែលមានស្រាប់ ដោយការអង្កេតយ៉ាងតឹងរឹង។




ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ សំដៅទៅលើហានិភ័យ ដែលធ្វើឲ្យខាតបង់ ដោយសារការប្រែប្រួល លើតម្លៃមូលធន អត្រាការប្រាក់ លើទីផ្សារ ភាគរយនៃប្រាក់ចំណេញឥណទាន អត្រាប្តូរប្រាក់បរទេស តម្លៃទំនិញព្រមទាំងសូចនាករផ្សេងៗ ដែលតម្លៃត្រូវបានកំណត់ នៅក្នុងទីផ្សារសាធារណៈ។

សកម្មភាពទូទៅរបស់ធនាគារ ដែលរួមមានការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើ ជាមួយនឹងកាលបរិច្ឆេទកំណត់ និងអត្រាការប្រាក់ខុសៗគ្នា បានបណ្តាលឲ្យធនាគារ ពុំអាចចៀសផុត ពីហានិភ័យអត្រាការប្រាក់បានឡើយ។

ហានិភ័យអត្រាការប្រាក់ ជាចម្បងបណ្តាលមកពីកាលបរិច្ឆេទ និងការកំណត់តម្លៃខុសៗគ្នា នៃលំហូរសាច់ប្រាក់។ ហានិភ័យអត្រាការប្រាក់ នាពេលបច្ចុប្បន្ន ត្រូវបានវាស់វែង ដោយរបាយការណ៍គម្លាត វេទយិតភាព នៃអត្រាការប្រាក់។ នាយកដ្ឋានគ្រប់គ្រងហានិភ័យ ទទួលខុសត្រូវ លើការត្រួតពិនិត្យឡើងវិញ ដោយឯករាជ្យ និងតាមដានទម្រង់ហានិភ័យអត្រាការប្រាក់របស់ធនាគារ ដោយផ្អែកលើរបាយការណ៍គម្លាតវេទយិតភាព នៃអត្រាការប្រាក់។

បច្ចេកវិទ្យា និងប្រតិបត្តិការ



នាយកដ្ឋានបច្ចេកវិទ្យា និងប្រតិបត្តិការ មានតួនាទីផ្តល់សេវាកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យា និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុ រួមទាំងប្រតិបត្តិការផ្សេងៗ ដែលជាតម្រូវការរបស់ធនាគារទាំងមូល។ នាយកដ្ឋាននេះមានរចនាសម្ព័ន្ធប្រតិបត្តិការ ស្របតាមនាយកដ្ឋានបច្ចេកវិទ្យា និងប្រតិបត្តិការរបស់ស៊ីអាយអិមប៊ី គ្រប។ នាយកដ្ឋានបច្ចេកវិទ្យា និងប្រតិបត្តិការ រាយការណ៍ដោយផ្ទាល់ ទៅកាន់គណៈកម្មការគ្រប់គ្រងរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី និងរាយការណ៍បន្ត ទៅនាយកដ្ឋានបច្ចេកវិទ្យា និងប្រតិបត្តិការ របស់ស៊ីអាយអិមប៊ី គ្របផងដែរ។

បច្ចេកវិទ្យា

ផ្នែកបច្ចេកវិទ្យា ផ្តល់រាល់សេវាកម្មព័ត៌មានវិទ្យា ជូនគ្រប់អង្គភាពអាជីវកម្ម គ្រប់គ្រងរាល់គម្រោងបច្ចេកវិទ្យាព័ត៌មាន ថែទាំហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ដែលមានស្រាប់ បង្កើត កម្មវិធីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានថ្មីៗ នៅក្នុងក្រុមហ៊ុន ដើម្បីគាំទ្រអាជីវកម្ម និងគ្រប់គ្រងផ្ទៃក្នុង ព្រមទាំងតាមដានប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មានជាប្រចាំ។


ក្នុងឆ្នាំ២០២១ ផ្នែកបច្ចេកវិទ្យា សម្រេចបានគម្រោងយុទ្ធសាស្ត្រចម្បងៗ រួមមាន -គម្រោងទី១៖ ការធ្វើបច្ចុប្បន្នភាព នៃប្រព័ន្ធស្នូល សម្រាប់ប្រើ នៅតាមបណ្តាសាខា (BDS System) -គម្រោងទី២៖ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធម៉ាស៊ីនមេ (Hyper-Converge Infrastructure) -គម្រោងទី៣៖ ការបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មី និងផ្លាស់ប្តូរទីតាំង (Data Centre-Production) -គម្រោងទី៤៖ ការផ្លាស់ប្តូរប្រព័ន្ធ អ៊ីមែល ទៅប្រើ Microsoft Office 365 -គម្រោងទី៥៖ ការដាក់ដំណើរការប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ ដំណាក់កាលទី១ -គម្រោងទី៦៖ ការធ្វើបច្ចុប្បន្នភាព និងផ្លាស់ប្តូរថ្មី សម្រាប់ម៉ាស៊ីនដកប្រាក់ និង ដាក់ប្រាក់ទាំងអស់ -គម្រោងទី៧៖ ការកែលម្អប្រព័ន្ធ (MIS System) ដែលមានស្រាប់ ដើម្បីកាត់បន្ថយការងារប្រតិបត្តិការ ដែលធ្វើដោយដៃ សម្រាប់គាំទ្រដល់ភាពរីកចម្រើននៃអាជីវកម្ម និងអនុលោមតាម និយ័តករ និងច្បាប់ឲ្យទាន់ពេលវេលា -គម្រោងទី៨៖ គោលនយោបាយបច្ចេកវិទ្យាព័ត៌មាន ត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីទាំងស្រុង និងអនុម័តដោយក្រុមប្រឹក្សាភិបាល។ ដោយឡែក នៅមានគម្រោងធំៗ ចំនួនពីរ កំពុងស្ថិតក្នុងការអភិវឌ្ឍ និងបន្តដល់ឆ្នាំ២០២២ រួមមានសេវាធនាគារចល័ត តាមទូរសព្ទដៃ និងការធ្វើបច្ចុប្បន្នភាព នៅលើប្រព័ន្ធគ្រប់គ្រងប័ណ្ណ និងម៉ាស៊ីនដកប្រាក់ ដើម្បីគាំទ្របន្ទះឈើប (EMV) ដែលជាតម្រូវការរបស់ធនាគារជាតិ នៃកម្ពុជា ក្នុងនាមជាសមាជិកនៃប្រព័ន្ធ CSS។

ក្នុងឆ្នាំ២០២២ ផ្នែកបច្ចេកវិទ្យា នឹងផ្តោតលើគម្រោងសេវាធនាគារឌីជីថល ដោយកែលម្អសេវាកម្មប្រមូល និងទូទាត់សាច់ប្រាក់ ដើម្បីកាត់បន្ថយប្រតិបត្តិការ តាមបញ្ជូរ ដោយអនុញ្ញាតឲ្យ អតិថិជនអាចធ្វើប្រតិបត្តិការ ដោយខ្លួនឯងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ មិនតែប៉ុណ្ណោះ យើងនឹងបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាព័ត៌មានផ្សេងៗ ឲ្យស្របទៅតាមសម័យកាល។

គម្រោងយុទ្ធសាស្ត្រ ដែលសម្រេចបាន ផ្នែកបច្ចេកវិទ្យាព័ត៌មាន ក្នុងឆ្នាំ២០២១



ការធ្វើបច្ចុប្បន្នភាពនៃប្រព័ន្ធស្នូល សម្រាប់ ប្រើ នៅតាមបណ្តាសាខា (BDS System)



ការបង្កើតហេដ្ឋារចនាសម្ព័ន្ធម៉ាស៊ីនមេ (Hyper-Converge Infrastructure)



ការបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មី និង ផ្លាស់ប្តូរទីតាំង (Data Centre-Production)



ការផ្លាស់ប្តូរប្រព័ន្ធអ៊ីមែល ទៅប្រើ Microsoft Office 365



ការដាក់ដំណើរការប្រព័ន្ធប្រឆាំង ការសម្អាតប្រាក់ ដំណាក់កាលទី១



ការធ្វើបច្ចុប្បន្នភាព និងផ្លាស់ប្តូរថ្មី សម្រាប់ ម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ទាំងអស់



ការកែលម្អប្រព័ន្ធ (MIS System) ដែលមានស្រាប់ ដើម្បីកាត់បន្ថយការងារប្រតិបត្តិការ ដែលធ្វើដោយដៃ



គោលនយោបាយបច្ចេកវិទ្យាព័ត៌មាន ត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីទាំងស្រុង និង អនុម័តដោយក្រុមប្រឹក្សាភិបាល

គម្រោងផ្តោតសំខាន់ ក្នុងឆ្នាំ២០២២



សេវាធនាគារ ឌីជីថល



ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាន



ប្រព័ន្ធ សុវត្ថិភាព



ការអភិវឌ្ឍ ផ្នែកបច្ចេកវិទ្យាព័ត៌មាន

ការពិនិត្យមើលធុរកិច្ច
បច្ចេកវិទ្យា និងប្រតិបត្តិការ

ប្រតិបត្តិការ

ផ្នែកប្រតិបត្តិការ ទទួលបានបន្ទុក លើការធានាថា រាល់ប្រតិបត្តិការប្រចាំថ្ងៃ ដែលបានប្រព្រឹត្តទៅ នៅផ្នែកទំនាក់ទំនងអតិថិជន ត្រូវបានបំពេញបន្តតាមលក្ខខណ្ឌត្រឹមត្រូវ និងទាន់ពេលវេលា។ តួនាទីចម្បងរបស់ផ្នែកប្រតិបត្តិការ គឺរួមមានសេវាកម្មផ្ទេរប្រាក់ ក្នុងប្រទេស និងក្រៅប្រទេស ហិរញ្ញប្បទានពាណិជ្ជកម្ម ការទូទាត់មូលប្បទានបត្រ ការគ្រប់គ្រងម៉ាស៊ីនប្រតិបត្តិការស្វ័យប្រវត្តិ ការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារទាំងមូល ការផ្តល់សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណេត និងសេវាកម្មបើកប្រាក់បៀវត្ស ប្រតិបត្តិការធនាគារ សេវាកម្មរៀបចំឯកសារឥណទាន ព្រមទាំងសេវាកម្មទូទាត់ប្រាក់ដទៃទៀត។

ក្នុងឆ្នាំ២០២១ ក្រៅពីគាំទ្រអង្គភាពអាជីវកម្ម និងអង្គភាពគាំទ្រអាជីវកម្មផ្សេងៗទៀតរបស់ធនាគារ ផ្នែកប្រតិបត្តិការ សម្រេចបានគម្រោងចំនួន១៣ ដូចខាងក្រោម៖

- ១១គម្រោង ផ្ដោតលើការកែលម្អដំណើរការផ្ទៃក្នុង និងការបង្កើនផលិតភាពបុគ្គលិក
- ២គម្រោង ផ្ដោតលើការធ្វើឲ្យប្រសើរឡើង នៃបច្ចេកវិទ្យា ដើម្បីអនុលោមតាមនិយ័តករ និងច្បាប់

ក្នុងឆ្នាំ២០២២ ផ្នែកប្រតិបត្តិការ នឹងបន្តយកចិត្តទុកដាក់ លើផែនការដែលបានដាក់ចេញ កាលពីឆ្នាំ២០២១ ដោយផ្ដោតសំខាន់ ទៅលើការកែសម្រួលប្រព័ន្ធ និងដំណើរការ ពង្រឹងហានិភ័យប្រតិបត្តិការ និងអភិវឌ្ឍសមត្ថភាពបុគ្គលិក តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញផ្ទាល់ខ្លួន និងជំនាញអនុវត្តន៍ការងារ។

តួនាទីចម្បងរបស់ផ្នែកប្រតិបត្តិការ



សេវាកម្មផ្ទេរប្រាក់ ក្នុងប្រទេស
និងក្រៅប្រទេស



ហិរញ្ញប្បទានពាណិជ្ជកម្ម



ការទូទាត់មូលប្បទានបត្រ



ការគ្រប់គ្រងម៉ាស៊ីន
ប្រតិបត្តិការស្វ័យប្រវត្តិ



ការគ្រប់គ្រងសាច់ប្រាក់របស់
ធនាគារទាំងមូល



ការផ្តល់សេវាកម្មធនាគារតាមប្រព័ន្ធ
អ៊ីនធឺណេត និងសេវាកម្មបើកប្រាក់បៀវត្ស



ប្រតិបត្តិការ
ធនាគារ



សេវាកម្មរៀបចំឯកសារឥណទាន
ព្រមទាំងសេវាកម្មទូទាត់ប្រាក់ដទៃទៀត

គម្រោងយុទ្ធសាស្ត្រ ដែលសម្រេចបាន ផ្នែកប្រតិបត្តិការ ក្នុងឆ្នាំ២០២១



១១ គម្រោង

ផ្ដោតលើការកែលម្អដំណើរការផ្ទៃក្នុង
និងការបង្កើនផលិតភាពបុគ្គលិក



២ គម្រោង

ផ្ដោតលើការធ្វើឲ្យប្រសើរឡើង នៃបច្ចេកវិទ្យា
ដើម្បីអនុលោមតាមនិយ័តករ និងច្បាប់

គម្រោងផ្ដោតសំខាន់ ក្នុងឆ្នាំ២០២២



ការកែសម្រួលប្រព័ន្ធ
និងដំណើរការ




ការពង្រឹង
ហានិភ័យប្រតិបត្តិការ



ការអភិវឌ្ឍ
សមត្ថភាពបុគ្គលិក

រចនាភិបាល និងទីផ្សារ



នាយកដ្ឋានរចនាភិបាល និងទីផ្សារ នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងកិច្ចសហការ ជាមួយនឹងអង្គភាពអាជីវកម្ម ផ្សេងទៀត តែងតែផ្តល់នូវដំណោះស្រាយឆ្លងតំបន់ ដល់អតិថិជន ទាំងក្នុង និងក្រៅប្រទេស សម្រាប់តម្រូវការ ពាណិជ្ជកម្ម វិនិយោគ និងហិរញ្ញវត្ថុ ដែលរួមមានប្រតិបត្តិការទិញលក់រូបិយប័ណ្ណ សម្រាប់ការទូទាត់ភ្លាមៗ និងការព្រមព្រៀងគ្នាទុកជាមុន ប្រាក់បញ្ញើជាប្រចាំប័ណ្ណបរទេស និងសេវាផ្ទេរប្រាក់ក្រៅប្រទេសជាដើម។ នាយកដ្ឋាន រចនាភិបាល និងទីផ្សារ ក៏ទទួលបន្ទុក លើការចាត់ចែងគ្រប់គ្រងមូលនិធិ សម្រាប់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ របស់ធនាគារ ដោយធានាឲ្យបាននូវកម្រិតសន្តិសុខភាពមួយ ដែលល្អប្រសើរគ្រប់គ្រាន់ និងមានប្រសិទ្ធភាពលំហូរ សាច់ប្រាក់ខ្ពស់ ដល់ធនាគារ ព្រមទាំងប្រកាន់ខ្ជាប់នូវប្រភពផ្សេងៗគ្នា សម្រាប់មូលនិធិ តាមរយៈការរក្សា ទំនាក់ទំនង ជាមួយធនាគារដៃគូ នៅលើទីផ្សារ។

ការពិនិត្យមើលសមិទ្ធផល ក្នុងឆ្នាំ២០២១

ក្នុងឆ្នាំ២០២១ យើងបានជួបប្រទះការរាតត្បាតដ៏អាក្រក់បំផុត នៃជំងឺកូវីដ-១៩ នៅក្នុង ប្រទេស ដែលបណ្តាលឲ្យមានវិធានការបិទខ្ទប់ តាមតំបន់នានា និងផ្អាកដំណើរការអាជីវកម្ម មួយចំនួន ហើយនាំឲ្យមានផលប៉ះពាល់ជាវិជ្ជមាន ដល់កំណើនសេដ្ឋកិច្ច នៃប្រទេសកម្ពុជាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ទំហំផលិតផលក្នុងស្រុកសរុប នៅតែរក្សាបានអត្រាកំណើនវិជ្ជមាន ក្នុងរង្វង់ ២,២% បើតាមការព្យាករណ៍របស់ធនាគារពិភពលោក។ ចាប់ពីឆ្នាំ២០២០មក ធនាគារ ជាតិ នៃកម្ពុជា បានបំពេញកាតព្វកិច្ចយ៉ាងល្អប្រសើរ និងឆ្លើយតបទាន់ពេលវេលា ទៅលើ ស្ថានភាពទីផ្សារ តាមរយៈការធ្វើឲ្យមានតុល្យភាពទំហំសាច់ប្រាក់ ក្នុងទីផ្សារហិរញ្ញវត្ថុ ដើម្បីរក្សាបាននូវស្ថេរភាពតម្លៃរូបិយប័ណ្ណក្នុងស្រុក ដោយការបន្តដាក់ចេញនូវគោល នយោបាយរូបិយវត្ថុមួយ ដែលមានភាពអនុគ្រោះ ដូចជាការសម្រួល ដល់ការតម្កល់ដើមទុន របស់ធនាគារពាណិជ្ជ ការបន្តបន្ថយ ក្នុងរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជន ដែលរង ផលប៉ះពាល់ ព្រមទាំងការគាំទ្រខាងហិរញ្ញវត្ថុ សម្រាប់ការផ្តល់កម្ចី ទៅដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកជាដើម ដើម្បីរក្សាស្ថេរភាពផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរួមទាំងមូល។

ទោះបីបន្តស្ថិតក្នុងបរិបទប្រឈមនេះក៏ដោយ នាយកដ្ឋានរចនាភិបាល និងទីផ្សារ បាន ត្រៀមខ្លួនយ៉ាងល្អជានិច្ច ក្នុងការរក្សានូវចំណែកទីផ្សាររបស់ខ្លួន ដោយសម្រេចបាននូវកំណើន ប្រចាំឆ្នាំ លើទំហំផ្នែកអាជីវកម្មរូបិយប័ណ្ណក្នុងស្រុក និងបរទេស ក្នុងអត្រាប្រមាណ ១៩%។ កំណើនដែលគួរឲ្យកត់សម្គាល់ និងឥតឈប់ឈរនេះ គឺទទួលបានតាមរយៈការគាំទ្រសហការ យ៉ាងពេញលេញ ពីអង្គភាពអាជីវកម្មដៃគូខាងក្នុង បរិយាកាសប្រកួតប្រជែង ទៅលើថ្លៃ និងភាព ខុសប្លែកពីគេនៃសេវាកម្ម តាមរយៈបណ្តាញ និងកិត្តិសព្ទឆ្លងតំបន់ របស់ស៊ីអាយអិមប៊ី គ្រប់។

ក្នុងតួនាទីជាសមាជិកមួយ របស់គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម នាយកដ្ឋានរចនាភិបាល និងទីផ្សារ ក៏ប្រតិបត្តិបានប្រសើរ តាមការរំពឹងទុក ដោយបានប្រកាន់ ខ្ជាប់នូវទំនាក់ទំនងយ៉ាងសកម្ម ជាមួយស្ថាប័នដៃគូ ទាំងក្នុង និងក្រៅប្រទេស ហើយព្រមទាំងបាន ពង្រីកនូវចំនួនស្ថាប័នដៃគូ ជាមួយនឹងកម្រិតទំហំពាណិជ្ជកម្ម ដែលបានអនុម័តថែមទៀត។ ទាំងអស់នេះបានផ្តល់ឲ្យធនាគារ នូវភាពបត់បែនអាជីវកម្មមួយ កាន់តែល្អជាងមុន ដើម្បីអាច ស្វែងរកប្រាក់ចំណូលបន្ថែម ឲ្យបានកាន់តែច្រើន ពីមូលនិធិដែលលើស ហើយស្របពេល ជាមួយគ្នានោះ យើងក៏នៅតែអាចបន្តស្វែងរកឱកាសបង្កើនមូលនិធិបន្ថែមទៀតផងដែរ។ ជាលទ្ធផល ថ្លៃដើមមូលនិធិរបស់ធនាគារបាន និងកំពុងបន្តទាបជាងមុន ដែលជំរុញឲ្យគម្លាត អត្រាការប្រាក់ចំណេញបានខ្ពស់ជាងមុនទៀតផង។ លើសពីនេះ នាយកដ្ឋានរចនាភិបាល និង ទីផ្សារ ក៏បានត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាព លើផែនការមូលនិធិបម្រុងទុក (CFP) ជាមួយនឹង នាយកដ្ឋានគ្រប់គ្រងហានិភ័យ ដើម្បីធ្វើការព្យាករណ៍ និងកំណត់នូវហានិភ័យផ្សេងៗ អំពីបញ្ហា មូលនិធិ ដែលអាចកើតមានឡើង។

ទស្សនវិស័យ និងយុទ្ធសាស្ត្រ ក្នុងឆ្នាំ២០២២

ប្រទេសកម្ពុជាបានសម្របខ្លួន ដោយរស់នៅជាមួយនឹងជំងឺកូវីដ-១៩។ ចាប់ពីចុងឆ្នាំ២០២១មក អាជ្ញាធរបានបន្តបន្ថយវិធានការធ្វើដំណើរ បើកឲ្យដំណើរការអាជីវកម្ម ក្នុងប្រទេសឡើងវិញ ហើយនឹងបានបន្តអនុវត្តវិធានការសុខាភិបាលយ៉ាងតឹងរឹង និងដាក់ចេញកម្មវិធីចាក់វ៉ាក់សាំង បង្ការ ដល់ប្រជាជនបានយ៉ាងច្រើនកុះករ។ ជាមួយគ្នានេះ កំណើន ដែលបានមកពីឧស្សាហកម្ម កាត់ដេរ ទំនិញធ្វើដំណើរ ស្បែកជើង និងការផលិតកង់ ព្រមទាំងវិស័យកសិកម្ម នឹងបន្តគាំទ្រដល់ ការងើបឡើងវិញ នៃសេដ្ឋកិច្ចជាតិ។

តាមរយៈវិធីសាស្ត្រ និងវិធានការដ៏សកម្ម របស់ធនាគារជាតិ នៃកម្ពុជា និងស្របតាមការព្យាករ របស់ធនាគារពិភពលោក លើកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ក្នុងអត្រាប្រមាណ ៤,៥% ក្នុង ឆ្នាំ២០២២ យើងមានសុទិដ្ឋិនិយមយ៉ាងមុតមាំថា ទីផ្សារហិរញ្ញវត្ថុប្រទេសកម្ពុជា នឹងឱកាស ពង្រីកអាជីវកម្ម របស់នាយកដ្ឋានរចនាភិបាល និងទីផ្សារ នឹងត្រូវបានជំរុញជាចម្បង តាមរយៈការ រំពឹងកើនឡើង នៃលំហូរទុននៃការវិនិយោគបរទេស ផ្អែកតាមការងើបឡើងវិញ នៃសកម្មភាព សេដ្ឋកិច្ច ទាំងនៅក្នុង និងក្រៅប្រទេស តម្រូវការកាន់តែច្រើន ទៅលើរូបិយប័ណ្ណក្នុងស្រុក និង បរទេស សម្រាប់ការទូទាត់ប្រាក់ ព្រមទាំងកំណើននៃអាជីវកម្ម ក៏ដូចជាសហគ្រាសក្នុងស្រុកថ្មីៗ ដែលមានការយកចិត្តទុកដាក់ខ្ពស់រហូតមក ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង មូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុក។

នាយកដ្ឋានរចនាភិបាល និងទីផ្សារ នឹងបន្តពង្រឹងយុទ្ធសាស្ត្រយូរអង្វែង ដោយការចាប់ដៃគូ សហការ ជាមួយនឹងអង្គភាពអាជីវកម្មដទៃទៀត ក្នុងការផ្តល់នូវផលិតផល និងសេវាកម្មមួយដ៏ ប្រកួតប្រជែង ទៅដល់អតិថិជនថ្មី និងមានស្រាប់ ព្រមទាំងពង្រីកបណ្តាញអោយកាន់តែទូលំ ទូលាយ ជាមួយនឹងភាគីដៃគូធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត។ យើងក៏នឹងបន្តពិនិត្យ និងធ្វើបច្ចុប្បន្នភាពផែនការមូលនិធិបម្រុងទុកផងដែរ ដើម្បីឆ្លើយតបនឹងហេតុការណ៍បន្ទាន់ ចាំបាច់ណាមួយ ក៏ដូចជាការរក្សាភាពខ្លាំងនៃសាច់ប្រាក់ ដើម្បីបំពេញតម្រូវការរបស់អតិថិជន បានពេញលេញ។ មិនតែប៉ុណ្ណោះ យើងនឹងបន្តផ្តោតការយកចិត្តទុកដាក់ ទៅលើប្រតិបត្តិការ ប្រាក់រៀលរបស់ធនាគារ តាមរយៈភាគីពាក់ព័ន្ធ និងមធ្យោបាយនានា ដើម្បីត្រៀមបម្រុងឲ្យ បានគ្រប់គ្រាន់ សម្រាប់ការកើនឡើង លើការវាស់តុល្យការ និងសេវាកម្មទូទាត់ជាប្រាក់រៀល នៅ ក្នុងធនាគារ និងស្របតាមគំនិតផ្តួចផ្តើមជាចម្បងរបស់ធនាគារជាតិ នៃកម្ពុជាផងដែរ។

ការពិនិត្យមើលផ្ទៃក្នុង
ទីផ្សារ និងទំនាក់ទំនង

ទីផ្សារ និងទំនាក់ទំនង



នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រកម្មវិធីទំនាក់ទំនងរបស់ធនាគារ ដើម្បីលើកកម្ពស់សាវតារ និងស្លាកសញ្ញា របស់ធនាគារ ស៊ីអាយអិមប៊ី នៅក្នុងប្រទេសកម្ពុជា។ នាយកដ្ឋាននេះត្រួតពិនិត្យ លើការទំនាក់ទំនងផ្ទៃក្នុង រវាងនាយកដ្ឋានផ្សេងៗ និងសកម្មភាពទំនាក់ទំនងខាងក្រៅ ដើម្បីជំរុញការលក់ផលិតផល និងសេវាកម្មរបស់ធនាគារ។ នាយកដ្ឋាននេះអភិវឌ្ឍ និងលើកកម្ពស់ការកំណត់ទិសដៅស្លាកសញ្ញាធនាគារ និងរបៀបវារៈទំនាក់ទំនង តាមរយៈក្របខណ្ឌចម្រុះមួយ ដែលមានមុខងារផ្សេងៗគ្នា ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្ម និងទីផ្សារ / ទំនាក់ទំនងសាធារណៈ និងសារព័ត៌មាន / គ្រប់គ្រងការឧបត្ថម្ភ និងការរៀបចំកម្មវិធីទីផ្សារ ព្រមទាំងការគ្រប់គ្រងទំនាក់ទំនងផ្ទៃក្នុង។

សមិទ្ធផលសំខាន់ៗ ក្នុងឆ្នាំ២០២១

យើងបានកំណត់ទិសដៅយ៉ាងជាក់លាក់ របស់ធនាគារ ស៊ីអាយអិមប៊ី នៅប្រទេសកម្ពុជា ក្នុងនាមជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ និងជាដៃគូពាណិជ្ជកម្ម ដែលមានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ នៅក្នុងស្រុក និងមានបណ្តាញដ៏ទូលំទូលាយ នៅទូទាំងតំបន់អាស៊ាន។ ក្រៅពីបង្កើតយុទ្ធសាស្ត្រ ក្នុងការចាក់គ្រឹះអត្តសញ្ញាណ នៅក្នុងស្រុករបស់ធនាគារ ស៊ីអាយអិមប៊ី យើងបានពឹងផ្អែកលើធនធាន ក្នុងតំបន់ របស់ស៊ីអាយអិមប៊ី គ្រប និងភ្ជាប់សេវាកម្មថ្នាក់តំបន់ ដែលសមស្របបំផុត សម្រាប់អតិថិជន ក្នុងប្រទេសកម្ពុជា ដែលរួមមានសេវាកម្មបណ្តាញអេឌីអិម ក្នុងតំបន់អាស៊ាន សេវាផ្ទេរប្រាក់តេលេក្រាម ក្នុងថ្ងៃតែមួយ សម្រាប់ ៥ប្រទេស ក្នុងតំបន់អាស៊ាន ព្រមទាំងកម្មវិធី និងបុព្វសិទ្ធិពិសេសថ្នាក់តំបន់ សម្រាប់ការទិញទំនិញក្នុងហាង ការទទួលទានអាហារ និងដំណើរកម្សាន្តជាដើម។ មិនតែប៉ុណ្ណោះ យើងបានផ្សព្វផ្សាយលក្ខណៈស្លាកសញ្ញាថ្មីរបស់ ស៊ីអាយអិមប៊ី គ្រប គឺ «FORWARD» ដែលត្រូវបានប្រើប្រាស់រួមគ្នា នៅគ្រប់ទីផ្សារ របស់ស៊ីអាយអិមប៊ី គ្រប ដើម្បីបង្ហាញការប្តេជ្ញាចិត្ត របស់ស៊ីអាយអិមប៊ី ក្នុងការជំរុញ ដល់ការសម្រេចបានគោលដៅ និងបំណងប្រាថ្នារបស់អតិថិជន។

ក្នុងឆ្នាំ ២០២១ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចាប់ផ្តើមទស្សន៍វិជ្ជាកម្មឲ្យកត់សម្គាល់ថ្មីមួយទៀត ដោយបន្តសម្រេចសមិទ្ធផលសំខាន់ៗផ្សេងទៀត នៃប្រតិបត្តិការរបស់ធនាគារ ក្នុងប្រទេសកម្ពុជា ទៅលើដំណើរការអាជីវកម្ម ធនធានមនុស្ស និងស្លាកសញ្ញារបស់ខ្លួន។ ទោះបីជាស្ថិតក្នុងបរិបទប្រឈម នៃការរាតត្បាតជំងឺកូវីដ-១៩ ជាសាកលក៏ដោយ យើងនៅតែអាចសម្រេចបានសមិទ្ធផលប្រចាំឆ្នាំ ដោយបានកត់ត្រាប្រាក់ចំណេញមុនបង្កប់នូវ ២៨,៦លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ដែលមានកំណើនប្រចាំឆ្នាំ ៧% បើធៀបនឹងឆ្នាំ២០២០។

នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង បានដឹកនាំរៀបចំសកម្មភាព និងព្រឹត្តិការណ៍របស់ធនាគារនានា។ យើងបានរៀបចំកម្មវិធីកិច្ចប្រជុំបុគ្គលិក ដោយមានការចូលរួមពីគ្រប់គណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារ ស៊ីអាយអិមប៊ី។ មិនតែប៉ុណ្ណោះ យើងបានប្រារព្ធទិវាផ្លែឆ្នាំអំណរគុណអតិថិជន នៅគ្រប់សាខា ទូទាំងប្រទេស ដែលជាផ្នែកមួយ នៃកម្មវិធីបទពិសោធន៍សេវាកម្មអតិថិជនដើម្បីភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយនឹងអតិថិជន និងបង្ហាញនូវការថ្លែងអំណរគុណរបស់ធនាគារ ដល់អតិថិជន ដែលតែងតែបន្តគាំទ្រ ដល់ធនាគារ នាពេលកន្លងមក។

ផែនការអាទិភាព សម្រាប់ឆ្នាំ២០២២

ឆ្នាំ២០២២ នឹងក្លាយជាឆ្នាំដ៏រីកចម្រើនរាយការណ៍មួយទៀត សម្រាប់នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នឹងឈានចូលសតវត្សរ៍ថ្មីមួយទៀត នៃដំណើរការ និងការសម្រេចគោលដៅអាជីវកម្ម ក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការឈ្នះពានរង្វាន់ «ទឹកនឹងការងារល្អបំផុត» ដែលផ្តល់ដោយ HR Asia យើងនឹងលើកកម្ពស់ស្លាកសញ្ញានៃទឹកនឹងការងាររបស់យើង ទៅដល់អ្នកដែលកំពុងស្វែងរកការងារដ៏ប្លែក និងបុគ្គលិកជំនាញដែលមានបទពិសោធន៍ការងារ តាមរយៈការផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍ និងការគាំទ្រសុខុមាលភាពបុគ្គលិក ព្រមទាំងគោលនយោបាយលើកកម្ពស់ធនធានមនុស្សរបស់ធនាគារ។ តួនាទីស្នូលរបស់យើង គឺណែនាំស្លាកសញ្ញាឡើងវិញរបស់ធនាគារ ស៊ីអាយអិមប៊ី ទៅកាន់ទីផ្សារកម្ពុជា ក្នុងនាមជាធនាគារអន្តរជាតិ ដែលអាចជំរុញឲ្យបំណងប្រាថ្នា និងគោលដៅទាំងផ្ទាល់ខ្លួន និងអាជីវកម្មរបស់អតិថិជន ឈានទៅរកភាពជោគជ័យ។

ស្របតាមយុទ្ធសាស្ត្រអាជីវកម្ម ក្នុងការធ្វើឲ្យផលិតផលឥណទានគេបង្កាន់កាន់តែមានភាពប្រកួតប្រជែង ងាយស្រួល និងអត្ថប្រយោជន៍ខ្ពស់ ដល់អតិថិជន យើងបានប្រារព្ធពិធីចាប់ដៃគូសហការជាផ្លូវការ ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ ដូចជាប៊ុរីប៉េង ហ្វូត ប៊ុរីចន្ទគីរី ក្រុមហ៊ុន ជាប់ប៊ែលយូប៊ី ស្តីតវីលេច និងប៊ុរីស៊ីស្ត្រូកូមីជាដើម។


ក្រៅពីនេះ យើងបានជំរុញដល់គម្រោងទំនួលខុសត្រូវសង្គមរបស់ធនាគារ ដែលគ្របដណ្តប់លើវិស័យផ្សេងៗ រួមមានវិស័យអប់រំ សុខាភិបាល សង្គម និងបរិស្ថាន ដោយរៀបចំកម្មវិធីបរិច្ចាគដល់មជ្ឈមណ្ឌលសូត្រខ្មែរ អង្គការ Teach For Cambodia អង្គការ Little Heart Cambodia សាលាបឋមសិក្សា ព្រែកដំបូក និងជាពិសេសការឧបត្ថម្ភ ដល់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធក្នុងការរួមចំណែក ដល់ការទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា។

លើសពីសកម្មភាព លើគម្រោងក្នុងស្រុក នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង បានគាំទ្រជារៀងរាល់ឆ្នាំ ដល់ការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ និងការចុះផ្សាយព័ត៌មាន អំពីកម្មវិធីអាហារូបករណ៍អាស៊ាន របស់ស៊ីអាយអិមប៊ី ដោយប្រកាសជាសាធារណៈ និងលើកទឹកចិត្តដល់សិស្សនិស្សិតខ្មែរ ក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ ១០០% នេះ នៅតាមសាកលវិទ្យាល័យឈ្មោះ ជុំវិញពិភពលោក។ ជាលទ្ធផល យើងមានមោទនភាព ដែលនិស្សិតខ្មែរចំនួនពីររូប បានប្រកួតប្រជែងជាមួយនឹងនិស្សិតដទៃទៀត ក្នុងតំបន់អាស៊ាន ហើយទទួលបានអាហារូបករណ៍នេះ។

នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង បានខិតខំបង្កើនការផ្សព្វផ្សាយព័ត៌មានរបស់ធនាគារជាមួយនឹងស្ថាប័នសារព័ត៌មាននានា រាប់ចាប់ពីសារព័ត៌មានប្រពៃណី រហូតដល់សារព័ត៌មានឌីជីថល ដូចជាកាសែត ទស្សនាវដ្តី វិទ្យុ និងទូរទស្សន៍ ព្រមទាំងគេហទំព័រជាដើម។ យើងបានបង្កើត និងធ្វើបច្ចុប្បន្នភាពជាប្រចាំ លើទំព័រហ្វេសប៊ុក (Facebook) និងលីងកេដឡីន (LinkedIn) របស់ធនាគារ ដែលជាផ្នែកមួយនៃកម្មវិធីភ្ជាប់ទំនាក់ទំនង ដើម្បីជួយដល់ធនាគារ ក្នុងការខិតកាន់តែជិត ជាមួយនឹងអតិថិជនថ្មីៗ ដែលជួយពង្រីកដល់ទិសដៅអាជីវកម្មរបស់យើង។ ជាងនេះទៅទៀត យើងបានកែលម្អផ្ទៃបង្ហាញនៃគេហទំព័ររបស់ធនាគារ ឲ្យកាន់តែមានភាពទាក់ទាញ និងងាយស្រួលក្នុងការចូលទស្សនា ដល់អតិថិជនផងដែរ។

ស្របតាមយុទ្ធសាស្ត្ររបស់ស៊ីអាយអិមប៊ី គ្រប យើងនឹងបន្តរក្សា និងពង្រីកអត្តសញ្ញាណ និងកេរ្តិ៍ឈ្មោះ នៃស្លាកសញ្ញាធនាគារ ក្នុងនាមជា «ធនាគារ ដែលផ្តោតលើអាស៊ាន» ព្រមទាំងប្រែក្លាយទៅជា «ធនាគារក្នុងស្រុកថ្នាក់តំបន់»។ ឆ្លើយតបទៅនឹងតម្រូវការ និងបរិបទទីផ្សារបច្ចុប្បន្នយើងនឹងណែនាំផលិតផលថ្មី គឺកម្មវិធីធនាគារចល័ត តាមទូរស័ព្ទដៃ (Mobile App) ដែលមានភាពរហ័ស ងាយស្រួល និងសុវត្ថិភាពខ្ពស់ ដល់អតិថិជន។ មិនតែប៉ុណ្ណោះ យើងនឹងបន្តពង្រីកកម្មវិធីទំនាក់ទំនងសាធារណៈរបស់ធនាគារ ដោយភ្ជាប់ទំនាក់ទំនងកាន់តែទូលំទូលាយជាមួយនឹងស្ថាប័នសារព័ត៌មាននានា។

សវនកម្មផ្ទៃក្នុង



នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់នូវការវាយតម្លៃឯករាជ្យ ទៅលើភាពគ្រប់គ្រាន់ ប្រសិទ្ធភាព និងប្រសិទ្ធផល នៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ដែលអនុវត្តដោយគណៈគ្រប់គ្រងរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ ការវាយតម្លៃរបស់នាយកដ្ឋាននេះ គឺធ្វើទៅតាមស្ថានភាពនៃការគ្រប់គ្រងរបស់ធនាគារ ការអនុវត្ត ក្នុងការវាយតម្លៃកម្រិតហានិភ័យ សកម្មភាពគ្រប់គ្រង ប្រភពព័ត៌មាន ប្រសិទ្ធភាពនៃទំនាក់ទំនង និងការអនុវត្ត លើការត្រួតពិនិត្យ។ នាយកដ្ឋាននេះ ក៏មានភារកិច្ចវាយការណ៍ដោយផ្ទាល់ ជូនគណៈកម្មាធិការសវនកម្ម និងមានឯករាជ្យភាព ពីផ្នែកប្រតិបត្តិការអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មផ្សេងៗ។

នៅក្នុងឆ្នាំ២០២១ ដោយមានការគាំទ្រ ពីនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃស៊ីអាយអិមប៊ី គ្រុប នាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី សម្រេចបានការងារចំនួន ១៧គម្រោង ដែលបានគ្របដណ្តប់ផ្នែកសំខាន់ៗ រួមមានសវនកម្មសាខាសវនកម្មនាយកដ្ឋាន សវនកម្មផ្នែកពាក់ព័ន្ធ និងគម្រោងចាំបាច់ផ្សេងៗ ។

ផែនការរបស់យើង ក្នុងឆ្នាំ២០២២ គឺបន្តការងារសវនកម្ម ស្របទៅតាមការវាយតម្លៃហានិភ័យរបស់សវនកម្មផ្ទៃក្នុង ការរួមបញ្ចូលនូវការវិភាគទិន្នន័យ ទៅក្នុងការងារសវនកម្ម ព្រមទាំងការអនុវត្ត នូវគម្រោងចាំបាច់ផ្សេងៗទៀត។

សម្រេចបានការងារ

១៧

គម្រោងសវនកម្មផ្ទៃក្នុង

នីតិកម្ម និងលេខាធិការក្រុមហ៊ុន



នាយកដ្ឋាននីតិកម្ម និងលេខាធិការក្រុមហ៊ុន រួមមានផ្នែកនីតិកម្ម និងលេខាធិការក្រុមហ៊ុន។

នាយកដ្ឋាននីតិកម្ម ត្រួតពិនិត្យលើទិដ្ឋភាព ផ្នែកច្បាប់នៃសកម្មភាព ដែលអនុវត្តដោយធនាគារ និងទទួលខុសត្រូវ លើការសម្របសម្រួល ផ្តល់ដំបូន្មាន និងពិនិត្យមើលលើផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ដើម្បីធានាការអនុវត្តអនុលោមទៅតាមច្បាប់ បទប្បញ្ញត្តិ និងសេចក្តីណែនាំផ្សេងៗ។ នាយកដ្ឋាននីតិកម្ម ដើរតួនាទីចម្បង ក្នុងការផ្តល់ដំបូន្មានផ្នែកច្បាប់ ទៅបុគ្គលិកទាំងអស់នៅក្នុងធនាគារ ក្នុងការអនុវត្តការងាររបស់ពួកគេ ដើម្បីធានាបានថា អត្ថប្រយោជន៍របស់ធនាគារត្រូវបានការពារ ក្នុងការធ្វើអាជីវកម្ម លើគ្រប់វិស័យ។ ក្នុងនោះផងដែរ នាយកដ្ឋាននីតិកម្ម បានចាត់ចែងរឿងក្តីតុលាការ ដែលទទួលបានពីនាយកដ្ឋានផ្សេងៗរបស់ធនាគារ រួចហើយសហការជាមួយក្រុមមេធាវីខាងក្រៅ ដើម្បីគ្រប់គ្រងរឿងក្តីឡើងតុលាការ។

ដើម្បីឲ្យស្របជាមួយនឹងអភិបាលកិច្ចល្អ លេខាធិការក្រុមហ៊ុនពួកយើង ផ្តល់ការគាំទ្រ ទៅដល់ក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង សម្រាប់ការអនុវត្តកាតព្វកិច្ច និងទទួលខុសត្រូវរបស់ពួកគាត់។ បន្ថែមពីនេះ លេខាធិការក្រុមហ៊ុន មានតួនាទីផ្តល់ដំបូន្មាន លើការងារអភិបាលកិច្ច រួមមានតម្រូវការផ្នែកច្បាប់ និងបទប្បញ្ញត្តិ ទៅគ្រប់ផ្នែកក្នុងធនាគារ។ លេខាធិការក្រុមហ៊ុន ក៏ចាត់ចែងការងារ និងមុខងារប្រចាំថ្ងៃ ទាក់ទងនឹងលេខាធិការក្រុមហ៊ុនរបស់ធនាគារ រួមទាំងនីតិវិធី ដែលពាក់ព័ន្ធ ជាមួយការអនុម័តរបស់អាជ្ញាធរ និងបញ្ញត្តិករ។

នាយកដ្ឋានក៏ចូលរួមធ្វើការងារ ជាមួយក្រុមការងារគម្រោងផ្សេងៗរបស់ធនាគារ ដើម្បីធានាដល់ទទួលខុសត្រូវរបស់ធនាគារ ចំពោះបទប្បញ្ញត្តិនានា។

ការពិនិត្យមើលធុរកិច្ច

បទពិសោធន៍សេវាកម្មអតិថិជន | គ្រប់គ្រងផលិតផល

បទពិសោធន៍សេវាកម្មអតិថិជន



នាយកដ្ឋានបទពិសោធន៍សេវាកម្មអតិថិជន ត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ធនាគារ តាមរយៈការផ្តល់ជូននូវសេវាកម្មល្អបំផុត ក្នុងការបំពេញចិត្តអតិថិជន។ នាយកដ្ឋាននេះ អនុវត្តវិធីសាស្ត្រផ្ដោតការយកចិត្តទុកដាក់ ទៅលើអតិថិជន ដើម្បីបំពេញសេចក្តីត្រូវការរបស់ពួកគេ នៅគ្រប់កម្រិត តាមរយៈភាគីពាក់ព័ន្ធ រួមមានសាខាធនាគារ ការិយាល័យបម្រើសេវាកម្មអតិថិជន ព្រមទាំងអង្គភាពទំនាក់ទំនងអតិថិជននានា រួមជាមួយនឹងប្រព័ន្ធខ្ចីជីថល ដូចជាសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណេត និងគេហទំព័ររបស់ធនាគារ ក៏ដូចជាដំណើរការក្រុមការងារគាំទ្រផ្សេងៗផងដែរ។

ក្រៅពីនេះ នាយកដ្ឋានបទពិសោធន៍សេវាកម្មអតិថិជន ធានាថា ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ពង្រឹងការប្តេជ្ញាចិត្តទាំងបីរបស់ខ្លួន ទៅកាន់អតិថិជន រួមមានប្រសិទ្ធភាព និងភាពងាយស្រួល ក្នុងការសហការជាមួយធនាគារ ស៊ីអាយអិមប៊ី ហើយយើងនឹងតែងតែជំរុញការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជន។ នាយកដ្ឋានបទពិសោធន៍សេវាកម្មអតិថិជន ក៏ទទួលបន្ទុកផ្នែកគ្រប់គ្រងការគាំទ្រអាជីវកម្មផងដែរ ដោយពិនិត្យមើលភាពស្របគ្នា និងការអភិវឌ្ឍនៃប្រព័ន្ធ ព្រមទាំងដំណើរការបំពេញមុខងារ។ នាយកដ្ឋាននេះជួយគាំទ្រការគ្រប់គ្រងគម្រោងដល់អង្គភាពអាជីវកម្មទាំងអស់ នៅក្នុងធនាគារ ដោយធានានូវការអនុវត្តគម្រោង តាមកាលកំណត់។

ក្នុងឆ្នាំ២០២១ នាយកដ្ឋានបទពិសោធន៍សេវាកម្មអតិថិជន បានកែលម្អដំណើរការ និងប្រព័ន្ធប្រតិបត្តិការធនាគារ ឲ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់ការយល់ដឹង ពីបទពិសោធន៍សេវាកម្មអតិថិជន និងវប្បធម៌ការងារ ដែលក្នុងនោះយើងមានកម្មវិធីជាច្រើន ដើម្បីជំរុញឲ្យបុគ្គលិក និងភាគីពាក់ព័ន្ធទាំងអស់របស់យើង យល់ច្បាស់ពីសារៈសំខាន់ នៃបទពិសោធន៍សេវាកម្មអតិថិជន។ កម្មវិធីបំពេញចិត្តអតិថិជន ដើម្បីទទួលបានការសរសើរណែនាំ ពីសេវាកម្មរបស់ធនាគារ (NPS) ត្រូវបានដាក់ឲ្យអនុវត្ត ទៅគ្រប់អង្គភាពអាជីវកម្មទាំងអស់ ក្នុងការស្វែងយល់ពីចំណុចខ្វះខាតសម្រាប់ការកែលម្អឲ្យកាន់តែប្រសើរ។

ក្នុងឆ្នាំ២០២២ ផែនការរបស់នាយកដ្ឋានបទពិសោធន៍សេវាកម្មអតិថិជន នឹងបន្តលើកកម្ពស់បទពិសោធន៍សេវាកម្មអតិថិជន ដើម្បីជំរុញដល់កម្មវិធី NPS តាមរយៈកម្មវិធីល្អៗមួយចំនួន នៅទូទាំងធនាគារ។


គ្រប់គ្រងផលិតផល



នាយកដ្ឋានគ្រប់គ្រងផលិតផល គឺជាផ្នែកដ៏សំខាន់មួយ នៃសកម្មភាពអាជីវកម្មរបស់ធនាគារ។ មុខងាររបស់នាយកដ្ឋាននេះ គឺជួយជំរុញធនាគារឲ្យរក្សាបាននូវភាពប្រកួតប្រជែង និងបន្តបង្កើនចំណែកទីផ្សារ ដោយធ្វើការណែនាំផលិតផល និងសេវាកម្មថ្មីៗបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជន។

នាយកដ្ឋានគ្រប់គ្រងផលិតផល ក៏ទទួលបន្ទុកលើផ្នែកសេវាកម្មធនាគារខ្ចីជីវិតផងដែរ ដែលរួមចំណែករក្សានូវភាពប្រកួតប្រជែងនៅក្នុងទីផ្សាររបស់ធនាគារ តាមរយៈការណែនាំ និងលើកកម្ពស់ផលិតផល និងសេវាកម្មថ្មីៗបន្ថែមទៀត។ ទាំងអស់នេះជួយជំរុញធនាគារ ក្នុងការបំពេញតម្រូវការអតិថិជន ស្របតាមការវិវឌ្ឍ ផ្នែកបច្ចេកវិទ្យាទំនើប។ សេវាកម្មធនាគារខ្ចីជីវិត គឺរួមមានម៉ាស៊ីនប្រតិបត្តិការ ដោយខ្លួនឯង និងសេវាកម្មបណ្តាញអេធីអិម ថ្នាក់តំបន់ ដែលអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារ ស៊ីអាយអិមប៊ី អាចដកប្រាក់ជាប្រចាំប្រចាំថ្ងៃក្នុងស្រុក តាមប្រទេស ក្នុងតំបន់អាស៊ាន រួមមានប្រទេសម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី។

សម្រាប់ឆ្នាំ២០២២ យើងមានបំណងអភិវឌ្ឍផលិតផល ឲ្យកាន់តែប្រកួតប្រជែង និងថ្លៃប្រឌិតខ្ពស់ ទាំងលើឥណទាន និងប្រាក់បញ្ញើ ស្របតាមបទពិសោធន៍ល្អបំផុត នៅក្នុងស៊ីអាយអិមប៊ី គ្រប់។ យើងមានផែនការនាំយកសេវាកម្ម និងផលិតផលបន្ថែមទៀត ដើម្បីផ្តល់ជាប្រយោជន៍ ដល់សង្គម និងសហគមន៍ ស្របតាមគោលការណ៍អភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព។ មិនតែប៉ុណ្ណោះ យើងមានគម្រោងបង្កើនការអភិវឌ្ឍ នៃសេវាកម្មធនាគារចល័ត តាមទូរសព្ទដៃ និងសេវាកម្មផ្ទេរប្រាក់បាត់ដោយស្វ័យប្រវត្តិ នៃកម្ពុជា ហើយផ្តល់ឲ្យអតិថិជនគ្រប់រូបអាចប្រើប្រាស់បានយ៉ាងទូលំទូលាយ។ ការជំរុញឲ្យសេវាកម្មធនាគារ អាចប្រើប្រាស់បាននៅតាមបណ្តាញផ្សេងៗគ្នា គឺទិសដៅស្វ័យ នៃយុទ្ធសាស្ត្ររបស់យើង ស្របតាមទស្សនវិស័យរបស់យើង ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបំពេញចិត្ត និងតម្រូវការរបស់អតិថិជន។



**សេវាកម្ម
ធនាគារចល័ត**

អភិបាលកិច្ចធនាគារ

៣៦ សេចក្តីថ្លែងការណ៍ ស្តីពីអភិបាលកិច្ចធនាគារ

៤៨ របាយការណ៍គណៈកម្មាធិការសវនកម្ម

៥១ សេចក្តីថ្លែងការណ៍ ស្តីអំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង

៥៤ រចនាសម្ព័ន្ធគ្រប់គ្រងក្រុមហ៊ុនមេ

៥៥ រចនាសម្ព័ន្ធក្រុមហ៊ុន

៥៦ របាយការណ៍គណៈកម្មាធិការសវនកម្ម





សេចក្តីថ្លែងការណ៍ ស្តីពីអភិបាលកិច្ចធនាគារ

ក្រុមប្រឹក្សាភិបាលមានជំនឿថា អភិបាលកិច្ចធនាគារដ៏រឹងមាំមួយ មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការផ្តល់នូវកម្លាំងនិរន្តរៈ ការលើកកម្ពស់សុចរិតភាព ក្នុងការធ្វើធុរកិច្ច និងការរក្សានូវទំនុកចិត្តរបស់វិនិយោគិន ចំពោះធនាគារឆ្ពោះទៅរកការសម្រេចបាននូវគោលដៅ និងទស្សនវិស័យរបស់ធនាគារ។

វប្បធម៌ និងរចនាសម្ព័ន្ធអភិបាលកិច្ច ប្រកបដោយប្រសិទ្ធភាព គឺជាធាតុសំខាន់បំផុត ក្នុងការកំណត់អំពីរបៀបរបប ដែលធនាគារដំណើរការ ហើយថ្នាក់ដឹកនាំធនាគារតែងតែសង្កត់ធ្ងន់ លើចំណុចនេះ ក្នុងការណែនាំដល់គ្រប់បុគ្គលិករបស់ខ្លួនទាំងអស់ ជាបន្តបន្ទាប់។ ក្របខណ្ឌអភិបាលកិច្ចដែលធនាគារសម្រេចយក ត្រូវបានរៀបចំឡើង ដោយផ្អែកលើគោលការណ៍នានា និងការអនុវត្តល្អបំផុតដូចមានចែងក្នុងប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា ស្តីពីអភិបាលកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រកាស ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្រប សម្រាប់បុគ្គលិកជាន់ខ្ពស់ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណ និងការអនុវត្តល្អបំផុត ជាលក្ខណៈអន្តរជាតិ ក្នុងអភិបាលកិច្ចធនាគារ ដែលពាក់ព័ន្ធ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល និងតុល្យភាពនៃក្រុមប្រឹក្សាភិបាល

បច្ចុប្បន្ននេះ ក្រុមប្រឹក្សាភិបាល មានសមាជិកចំនួន ០៦ រូប ដែលរួមមានអភិបាលប្រតិបត្តិចំនួន ០១ រូប និងអភិបាលមិនប្រតិបត្តិចំនួន ០៥ រូប ហើយក្នុងចំណោមអភិបាលទាំងអស់ មានអភិបាលចំនួន ០៣ រូប ជាអភិបាលឯករាជ្យ។ ក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថា សមាសភាពក្រុមប្រឹក្សាភិបាល មានចំនួនអភិបាលឯករាជ្យគ្រប់គ្រាន់ ដែលអាចធ្វើការវិនិច្ឆ័យ ដោយឯករាជ្យបំផុត នៅក្នុងកិច្ចពិភាក្សានានារបស់ក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សាភិបាល ក៏គោរពដំណើរការនៃការធ្វើសេចក្តីសម្រេចរួមផងដែរ។

ក្រុមប្រឹក្សាភិបាល ទទួលបានអត្ថប្រយោជន៍ ពីការចូលរួមចំណែកនានារបស់អភិបាលមិនប្រតិបត្តិម្នាក់ៗ នៅក្នុងគ្រប់វិស័យទាំងអស់ នៃអាជីវកម្មរបស់ធនាគារ។ បន្ថែមពីលើជំនាញ និងបទពិសោធន៍ផ្នែកអាជីវកម្មជាច្រើនឆ្នាំរបស់អភិបាលម្នាក់ៗ អភិបាលមិនប្រតិបត្តិ ក៏ធ្វើការវិនិច្ឆ័យដោយឯករាជ្យក្នុងកិច្ចពិភាក្សា ស្តីពីបញ្ហាយុទ្ធសាស្ត្រ សវនកម្ម ប្រតិបត្តិការ និងហានិភ័យផងដែរ។

រចនាសម្ព័ន្ធ និងសមាសភាពរបស់ក្រុមប្រឹក្សាភិបាល ត្រូវគោរពទៅតាមលក្ខខណ្ឌតម្រូវ ដែលមានចែងក្នុងប្រកាសរបស់ ធនាគារជាតិ នៃកម្ពុជា។



ដើម្បីធានាឲ្យបាននូវតុល្យភាពនៃអំណាច ការបង្កើននូវគុណនេយ្យភាព និងសមត្ថភាព ក្នុងការធ្វើសេចក្តីសម្រេច ប្រកបដោយឯករាជ្យភាព នោះតួនាទីរបស់ប្រធានក្រុមប្រឹក្សាភិបាល និងតួនាទីរបស់អភិបាលប្រតិបត្តិ (Executive Director) ត្រូវបានបែងចែក និងដាក់ឲ្យនៅដាច់ពីគ្នា ដោយមានការបែងចែកយ៉ាងច្បាស់លាស់ អំពីការទទួលខុសត្រូវ រវាងប្រធានក្រុមប្រឹក្សាភិបាល និងអភិបាលប្រតិបត្តិ ដើម្បីជៀសវាងកុំឲ្យបុគ្គលណាម្នាក់ ឬក្រុមណាមួយ អាចត្រួតត្រាលើដំណើរការ នៃការធ្វើសេចក្តីសម្រេចបាន។

ប្រធានក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ត្រូវបានដឹកនាំដោយប្រធានក្រុមប្រឹក្សាភិបាល គឺ Datuk Mohd Nasir Bin Ahmad ដែលបានតែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាល នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។ Datuk Mohd Nasir Bin Ahmad ទទួលខុសត្រូវ លើការដឹកនាំ និងការគ្រប់គ្រងក្រុមប្រឹក្សាភិបាល និងធានាប្រសិទ្ធភាព នៃការបំពេញមុខងាររបស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាភិបាល។ ប្រធានក្រុមប្រឹក្សាភិបាល បំពេញតួនាទីផ្លូវការជាថ្នាក់ដឹកនាំ និងធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទាំងអស់ ដឹកនាំការពិភាក្សារវាងអភិបាល ព្រមទាំងតម្រង់ទិសក្រុមប្រឹក្សាភិបាល ក្នុងការត្រួតពិនិត្យលើការគ្រប់គ្រងធនាគារផងដែរ។ ប្រធានក្រុមប្រឹក្សាភិបាល ធ្វើការសម្របសម្រួលលំហូរព័ត៌មាន រវាងគណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាល ព្រមទាំងប្រឹក្សាយោបល់ជាមួយគណៈគ្រប់គ្រង ដើម្បីដាក់ចេញនូវរបៀបវារៈ សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សានីមួយៗ។

អភិបាលប្រតិបត្តិ

លោក ប៊ុន យ៉ិន ដែលមានសញ្ជាតិខ្មែរ គឺជាប្រធាននាយកប្រតិបត្តិរបស់ធនាគារ ហើយក៏ជាអភិបាលប្រតិបត្តិផងដែរ។ លោកត្រូវបានតែងតាំងជា ប្រធាននាយកប្រតិបត្តិ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ និងតែងតាំងជា អភិបាលប្រតិបត្តិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ លោក ប៊ុន យ៉ិន ក៏ជាបុគ្គលដំបូង ដែលដឹកនាំធនាគារបរទេសលំដាប់អន្តរជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្នុងនាមជាអភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ លោក ប៊ុន យ៉ិន ទទួលខុសត្រូវលើការអនុវត្តយុទ្ធសាស្ត្ររបស់ធនាគារ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល រៀបចំអាជីវកម្មរបស់ធនាគារ និងដឹកនាំប្រតិបត្តិការ ស្របតាមគោលដៅយុទ្ធសាស្ត្រ និងទិសដៅអាជីវកម្ម។ លោកធ្វើការដឹកនាំគណៈគ្រប់គ្រង ក្នុងការអនុវត្តយុទ្ធសាស្ត្រ និងទស្សនវិស័យរបស់ធនាគារ។ ក្នុងឋានៈជាអភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ លោកទទួលខុសត្រូវ ចំពោះមុខក្រុមប្រឹក្សាភិបាល លើប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ។

ទំហំ និងសមាសភាពរបស់ក្រុមប្រឹក្សាភិបាល

ទំហំ និងសមាសភាពរបស់ក្រុមប្រឹក្សាភិបាល ត្រូវបានពិនិត្យឡើងវិញ ជាទៀងទាត់ ដោយពិនិត្យមើលទៅលើវិសាលភាព លក្ខណៈ ភាពខុសប្លែកគ្នា និងការពង្រីកអាជីវកម្មធនាគារ។ ក្រុមប្រឹក្សាភិបាលយល់ឃើញ និងអះអាងថា សមាសភាពក្រុមប្រឹក្សាភិបាល នាពេលបច្ចុប្បន្ន មានលក្ខណៈគ្រប់គ្រាន់សម្រាប់ការគ្រប់គ្រងអាជីវកម្មទាំងមូលរបស់ធនាគារ។ សមាជិកក្រុមប្រឹក្សាភិបាលបច្ចុប្បន្ន បាននាំយកនូវចំណេះដឹង បទពិសោធន៍ និងជំនាញដ៏មានតម្លៃ មកកាន់កាប់ក្រុមប្រឹក្សាភិបាល ដើម្បីដឹកនាំធនាគារឆ្ពោះទៅសម្រេចទស្សនវិស័យរបស់ក្រុមហ៊ុនមេ ស៊ីអាយអិមប៊ី គ្រុប (CIMB Group)។

អភិបាលទាំងអស់របស់ធនាគារ សុទ្ធតែបានបំពេញតាមលក្ខខណ្ឌវិនិច្ឆ័យគ្រប់គ្រាន់ ដើម្បីទទួលបានមុខតំណែងជាអភិបាល ដូចមានចែងក្នុងប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា។ គ្រប់អភិបាលឯករាជ្យទាំងអស់របស់ធនាគារ បង្ហាញពីការវិនិច្ឆ័យ ដោយឯករាជ្យ និងអាចទទួលយកបាន និងមិនចូលរួមក្នុងប្រតិបត្តិការអាជីវកម្មណា ដែលអាចមានផលប៉ះពាល់ ដល់ការវិនិច្ឆ័យ និងការធ្វើសេចក្តីសម្រេច ដោយឯករាជ្យរបស់ខ្លួន។

ប្រវត្តិសង្ខេបរបស់អភិបាលម្នាក់ៗ មានបង្ហាញនៅលើទំព័រ ៦៦ ដល់ ៧៤ នៃរបាយការណ៍ប្រចាំឆ្នាំនេះ។

ក្រុមសីលធម៌របស់អភិបាល

ក្រុមប្រឹក្សាភិបាល គោរពតាមវិធាននៃក្រុមសីលធម៌ ដែលមានចែងក្នុងប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា។

អភិបាលធនាគារ ប្រកាន់ខ្ជាប់នូវក្រុមសីលធម៌ ដែលជាគោលការណ៍ណែនាំ សម្រាប់ការអនុវត្តនូវបទដ្ឋានក្រុមសីលធម៌មួយដ៏ត្រឹមត្រូវ និងការអនុវត្តអាជីវកម្ម ប្រកបដោយភាពប្រុងប្រយ័ត្ន ក៏ដូចជាបទដ្ឋានអាកប្បកិរិយា ប្រកបដោយក្រុមសីលធម៌ សម្រាប់អភិបាលម្នាក់ៗ ដោយផ្អែកទៅលើគោលការណ៍សុចរិតភាព ការទទួលខុសត្រូវ ភាពស្មោះត្រង់ និងការទទួលខុសត្រូវ ចំពោះសង្គម។

កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល គឺជាអង្គភាពមួយរបស់ធនាគារ ដែលធ្វើសេចក្តីសម្រេចចុងក្រោយបង្អស់លើកលែងតែបញ្ហាណា ដែលទាមទារឲ្យមានការអនុវត្តយល់ព្រម ពីភាគទុនិក។ ក្រុមប្រឹក្សាភិបាលដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ និងទស្សនវិស័យរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវ

អភិបាលកិច្ចធនាគារ

សេចក្តីថ្លែងការណ៍ ស្តីពីអភិបាលកិច្ចធនាគារ

ទាំងស្រុង លើការដឹកនាំ គ្រប់គ្រង ណែនាំ និងត្រួតពិនិត្យ លើគ្រប់ប្រតិបត្តិការទាំងមូលរបស់ធនាគារ និងពង្រឹងបទដ្ឋាននៃគណនេយ្យភាព ក្នុងគោលគំនិតជួយដល់គណៈគ្រប់គ្រង ដើម្បីអាចអនុវត្ត កាតព្វកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវរួម លើការបង្កើតក្របខណ្ឌការងារនៃអភិបាលកិច្ច នៅក្នុង ធនាគារ រាប់បញ្ចូលទាំងដំណើរការ នៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងការ ប្រតិបត្តិតាមច្បាប់។ សមាជិកក្រុមប្រឹក្សាភិបាលគ្រប់រូប នាំយកនូវការវិនិច្ឆ័យឯកភាព ចំណេះដឹង ផ្សេងៗគ្នា និងបទពិសោធន៍នានា ដើម្បីធ្វើការពិភាក្សា អំពីបញ្ហានានា ទាក់ទងនឹងយុទ្ធសាស្ត្រ ប្រតិបត្តិការ ធនធាន និងការធ្វើអាជីវកម្ម។

ក្រុមប្រឹក្សាភិបាល បានអនុម័តលើរបៀបវារៈនៃបញ្ហាមួយចំនួន ដែលត្រូវបានរៀបចំ សម្រាប់សុំ ការអនុម័ត ពីក្រុមប្រឹក្សាភិបាល រាប់បញ្ចូលទាំង (ក្នុងចំណោមចំណុចផ្សេងៗទៀតជាច្រើន) ការត្រួត ពិនិត្យឡើងវិញ និងការយល់ព្រមលើចំណុច ដូចខាងក្រោម៖

- ផែនការយុទ្ធសាស្ត្រ/អាជីវកម្ម និងគម្រោងថវិកាប្រចាំឆ្នាំ។
- ការវិនិយោគថ្មីៗ ការផ្គត់ផ្គង់ ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងការទិញក្រុមហ៊ុន ការរៀបចំ រចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ រាប់បញ្ចូលទាំងការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ ការចូលហ៊ុន ឬ សម្ព័ន្ធយុទ្ធសាស្ត្រ ទាំងនៅក្នុងស្រុក និងក្រៅស្រុក។
- របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងភាគលាភបណ្តោះអាសន្ន និងការផ្តល់យោបល់ លើ ភាគលាភចុងក្រោយ ដែលត្រូវចែកជូនភាគហ៊ុនិក នៅមុនពេលផ្សព្វផ្សាយ និងប្រកាសផ្សាយ ជាសាធារណៈ អំពីការបែងចែកភាគលាភ។
- ការតែងតាំងអភិបាល និងប្រធាននាយកប្រតិបត្តិ និងការកំណត់ប្រាក់បៀវត្សរ៍ និងអត្ថ ប្រយោជន៍ផ្សេងៗរបស់ពួកគាត់។

ការទទួលខុសត្រូវសំខាន់ៗរបស់ក្រុមប្រឹក្សាភិបាល មានដូចខាងក្រោម៖

- ផ្តល់នូវគោលដៅ និងគោលនយោបាយច្បាស់លាស់ សម្រាប់ឲ្យប្រតិបត្តិជាន់ខ្ពស់អនុវត្ត។
- ធានាឲ្យមាននូវការត្រួតពិនិត្យគ្រប់គ្រាន់ ព្រមទាំងមានប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រាន់ ដើម្បីសម្រួល ដល់ការអនុវត្តគោលនយោបាយរបស់ធនាគារផងដែរ។
- តាមដានអំពីភាពជោគជ័យរបស់គណៈគ្រប់គ្រង ក្នុងការអនុវត្តយុទ្ធសាស្ត្រ ផែនការ និង គម្រោងថវិកា ដែលបានអនុម័តរួច។
- ស្វែងយល់ពីហានិភ័យចម្បងៗ ដែលទាក់ទងនឹងអាជីវកម្មរបស់ធនាគារ និងធានាថា មាន ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងលើហានិភ័យ ប្រកបដោយប្រសិទ្ធភាព ក្នុង ទស្សនវិស័យទទួលបានលទ្ធផល និងភាពជោគជ័យរយៈពេលវែង សម្រាប់ធនាគារ។
- តាមដានត្រួតពិនិត្យ និងសិក្សាវាយតម្លៃ លើការអភិវឌ្ឍ ដែលអាចជះឥទ្ធិពល ដល់ផែនការ យុទ្ធសាស្ត្រនានារបស់ធនាគារ។
- ពិនិត្យឡើងវិញ លើភាពគ្រប់គ្រាន់ និងសុចរិតភាព នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងប្រព័ន្ធព័ត៌មានគ្រប់គ្រង រាប់បញ្ចូលទាំងប្រព័ន្ធ នៃការប្រតិបត្តិតាមវិធានច្បាប់ បទបញ្ជា សាធារណៈ និងគោលការណ៍ណែនាំនានាជាធរមាន។
- បញ្ចៀសវិវាទផលប្រយោជន៍ និងធានាការផ្សព្វផ្សាយព័ត៌មាន អំពីវិវាទផលប្រយោជន៍ ដែល អាចកើតមាន។
- ប្រកាន់ខ្ជាប់ និងអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ ស្តីពីធនាគារ ព្រមទាំងច្បាប់ វិធាន និង បទប្បញ្ញត្តិផ្សេងទៀតផងដែរ។

ក្រៅពីការទទួលខុសត្រូវសំខាន់ៗ ដែលបានរៀបរាប់ខាងលើ ក្រុមប្រឹក្សាភិបាល ក៏ប្រគល់ការ ទទួលខុសត្រូវជាក់លាក់មួយចំនួន ឲ្យគណៈកម្មាធិការនានាផងដែរ។ ក្នុងខណៈដែលគណៈកម្មាធិការ ទាំងនេះ មានសិទ្ធិអំណាចពិភាក្សា និងសម្រេចលើបញ្ហាជាក់លាក់ណាមួយ គណៈកម្មាធិការនោះក៏ ត្រូវរាយការណ៍ ជូនក្រុមប្រឹក្សាភិបាល អំពីសេចក្តីសម្រេច និង/ឬ អនុសាសន៍របស់ខ្លួន ហើយការ ទទួលខុសត្រូវចុងក្រោយ ចំពោះបញ្ហាទាំងអស់នោះ នៅតែជារបស់ក្រុមប្រឹក្សាភិបាលទាំងមូល។

គួរនាំថា ភារកិច្ច និងការទទួលខុសត្រូវរបស់ គណៈកម្មាធិការនានា មានបង្ហាញនៅទំព័រ ៤១ ដល់ ៤៧។

ការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាល

ធនាគារអនុវត្តតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ (Group Nomination and Remuneration Committee) ដែលជាគណៈកម្មាធិការមួយរបស់ ស៊ីអាយអិមប៊ី គ្រប ហ្វលឌីង ប៊ឺហាដ (CIMB Group Holdings Berhad)។ គណៈកម្មាធិការតែងតាំង និងផ្តល់ តម្លៃការនៃក្រុមហ៊ុនមេ ទទួលបន្ទុកកំណត់ និងបញ្ជូនបេក្ខភាព ដែលសក្តិសម សម្រាប់តំណែង អភិបាល ទៅក្រុមប្រឹក្សាភិបាល ដើម្បីសុំការអនុម័តយល់ព្រម លើការតែងតាំង មិនថាសម្រាប់បំពេញ តំណែង ដែលទំនេរ ឬបន្ថែមលើតំណែង ដែលមានស្រាប់ ដើម្បីបំពេញតាមតម្រូវការប្រែប្រួលរបស់ ធនាគារ។ មុនពេលផ្តល់អនុសាសន៍ លើការតែងតាំងអភិបាល ទៅក្រុមប្រឹក្សាភិបាល គណៈកម្មាធិការ តែងតាំង និងផ្តល់តម្លៃការរបស់ក្រុមហ៊ុនមេ នឹងអនុវត្តការវាយតម្លៃហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ លើបេក្ខភាពជាអភិបាល ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនានា ដែលបានអនុម័តដោយក្រុមប្រឹក្សា ភិបាល។ ធនាគារក៏ពិចារណា ទៅលើប្រភេទអាជីវកម្មរបស់ធនាគារ និងផ្ទៃផ្ទាំងជាមួយសមត្ថភាព និងការរួមចំណែក ដែលរំពឹងទុកពីបេក្ខភាព ដែលទទួលតំណែងនេះផងដែរ។


នីតិវិធីនៃការតែងតាំង ត្រូវធ្វើឡើងស្របតាមប្រកាស និងគោលការណ៍ និងនីតិវិធីរបស់ ក្រុមហ៊ុនមេ ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្រប សម្រាប់បុគ្គលកាន់មុខងារ ដែលមានការ ទទួលខុសត្រូវសំខាន់របស់ក្រុមហ៊ុន (គោលការណ៍ ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្រប)។ គោលការណ៍នេះចែងនូវនីតិវិធីផ្លូវការមួយ សម្រាប់ការតែងតាំងអភិបាល ប្រធានក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិ។ បេក្ខភាពនីមួយៗ ត្រូវឆ្លងកាត់ការវាយតម្លៃ ដែលត្រឹមត្រូវ ហើយ គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការរបស់ក្រុមហ៊ុនមេ ត្រូវធ្វើការបញ្ជាក់ថា បេក្ខភាពនោះមាន លក្ខខណ្ឌសក្តិសម និងត្រឹមត្រូវ សម្រាប់មុខតំណែង ដែលត្រូវតែងតាំង។

គោលការណ៍ ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្រប ក៏ចែងអំពីលក្ខណៈវិនិច្ឆ័យមួយចំនួន សម្រាប់ធ្វើការវាយតម្លៃ ពីភាពសក្តិសមរបស់បេក្ខភាព ដែលត្រូវតែងតាំង ដូចខាងក្រោម៖

- i. សុចរិតភាព ភាពស្មោះត្រង់ និងកេរ្តិ៍ឈ្មោះបុគ្គល ដែលបេក្ខភាពម្នាក់ៗត្រូវមាន ដូចជាមាន ភាពស្មោះត្រង់ សុចរិតភាព ភាពខុស្សាហ៍ព្យាយាម គំនិតឯកភាព មិនមិនលម្អៀង។
- ii. សមត្ថភាពដែលបេក្ខជនត្រូវមាន ដូចជាជំនាញ បទពិសោធន៍ការងារ សមត្ថភាព និងការប្តេជ្ញា ចិត្ត ដែលចាំបាច់ ដើម្បីអនុវត្តតួនាទីរបស់ខ្លួន។
- iii. សុចរិតភាពផ្នែកហិរញ្ញវត្ថុ ដែលបេក្ខជនត្រូវគ្រប់គ្រងឥណទាន ឬកិច្ចការហិរញ្ញវត្ថុរបស់ខ្លួន ដោយប្រុងប្រយ័ត្នបំផុត។

នីតិវិធី សម្រាប់កំណត់អត្តសញ្ញាណ និងស្នើឈ្មោះបេក្ខជន ដោយគណៈកម្មាធិការតែងតាំង និង ផ្តល់តម្លៃការរបស់ក្រុមហ៊ុនមេ សម្រាប់ការតែងតាំងតំណែងនេះមាន ០៥ ដំណាក់កាលដូចខាងក្រោម៖

ក្របខណ្ឌនៃការស្នើឈ្មោះបេក្ខជន



សំណើសុំតែងតាំងអភិបាលថ្មី គឺអាស្រ័យលើការពិនិត្យ និងអនុម័តយល់ព្រមជាមុនរបស់ធនាគារជាតិ នៃកម្ពុជា។

ការតែងតាំង និងការបោះឆ្នោតជ្រើសតាំងអភិបាលជាថ្មីម្តងទៀត

ជារៀងរាល់ឆ្នាំ នៅក្នុងមហាសន្និបាតប្រចាំឆ្នាំ ១/៣ នៃចំនួនសមាជិកក្រុមប្រឹក្សាភិបាល ត្រូវបញ្ចប់ តំណែងរបស់ខ្លួន ប៉ុន្តែពួកគាត់នៅតែមានសិទ្ធិអាចឈរឈ្មោះ ឲ្យគេបោះឆ្នោតសាជាថ្មីបាន នៅក្នុង មហាសន្និបាតប្រចាំឆ្នាំនោះ។ បន្ថែមពីលើនេះទៀត លក្ខន្តិកៈធនាគារតម្រូវថា នៅក្នុងរយៈពេល ០៣ ឆ្នាំម្តង អភិបាលទាំងអស់ត្រូវបញ្ចប់ពីមុខតំណែង យ៉ាងហោចណាស់ឲ្យបានម្តង ប៉ុន្តែពួកគាត់ នៅមានសិទ្ធិឈរឈ្មោះ ឲ្យគេបោះឆ្នោតជ្រើសតាំងសាជាថ្មីបាន នៅក្នុងមហាសន្និបាតប្រចាំឆ្នាំ។ គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការរបស់ក្រុមហ៊ុនមេ ត្រូវផ្តល់អនុសាសន៍ លើសំណើសុំ តែងតាំង និងបោះឆ្នោតជ្រើសតាំងអភិបាលសាជាថ្មី ជូនក្រុមប្រឹក្សាភិបាល មុននឹងដាក់ជូនភាគទុនិក អនុម័ត នៅក្នុងមហាសន្និបាតប្រចាំឆ្នាំ។

កិច្ចប្រជុំ និងការផ្តល់ព័ត៌មាន ទៅក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ត្រូវជួបប្រជុំជាប្រចាំ ដើម្បីពិភាក្សាលើយុទ្ធសាស្ត្រអាជីវកម្ម ប្រតិបត្តិការហិរញ្ញវត្ថុ បញ្ហាដែលទាក់ទងនឹងការអនុវត្តបទប្បញ្ញត្តិ និងអភិបាលកិច្ច ក៏ដូចជារបាយការណ៍ស្តីពីបញ្ហា ដែលគណៈកម្មាធិការនីមួយៗ បានពិភាក្សាគ្នា។ ក្រុមប្រឹក្សាភិបាល ជួបប្រជុំយ៉ាងហោចណាស់ នៅរៀងរាល់ ០២ ខែម្តង ហើយក្នុងចំណោមរបៀបវារៈ ទាំងអស់ ដែលដាក់ចូលក្នុងកិច្ចប្រជុំ ដើម្បីទទួលបានការពិភាក្សា ឬការអនុម័ត ពីក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាល ពិនិត្យឡើងវិញ លើប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារ ការគ្រប់គ្រងហានិភ័យ និងរបាយការណ៍ ស្តីពីការអនុវត្តបទប្បញ្ញត្តិ។ ជារៀងរាល់ឆ្នាំ កិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល ត្រូវបានកំណត់កាលបរិច្ឆេទទុកមុនរួចជាស្រេច ដើម្បីអាចឲ្យអភិបាលទាំងអស់ មានភាពងាយស្រួល ក្នុងការរៀបចំធ្វើកាលវិភាគប្រជុំផ្ទាល់ខ្លួនរបស់អភិបាល។ ឯកសារសម្រាប់កិច្ចប្រជុំ ដែលមានសំណើ និងរបាយការណ៍ផ្សេងៗទៀត ត្រូវបានចែកជូនក្រុមប្រឹក្សាភិបាល ឲ្យបានមុនពេលដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ដើម្បីអាចឲ្យអភិបាលទាំងអស់ មានពេលវេលាគ្រប់គ្រាន់ ក្នុងការធ្វើការវាយតម្លៃ លើសំណើទាំងនោះ ហើយប្រសិនបើចាំបាច់ ស្នើសុំព័ត៌មានបន្ថែម ដើម្បីជួយសម្រួលអភិបាល ក្នុងការបំពេញកាតព្វកិច្ច ប្រកបដោយប្រសិទ្ធភាព។ នីតិវិធីនានាត្រូវបានបង្កើតឡើង ទាក់ទងនឹងទម្រង់ខ្លឹមសារ បទបង្ហាញ និងការចែកជូនឯកសារ សម្រាប់កិច្ចប្រជុំ។ ឯកសារសម្រាប់កិច្ចប្រជុំបញ្ជាក់យ៉ាងច្បាស់ អំពីប្រវត្តិ គោលបំណង បញ្ហាសំខាន់ៗ សនិទានភាព ផលប៉ះពាល់ និងព័ត៌មានផ្សេងៗទៀត ដែលទាក់ទងនឹងសំណើនីមួយៗ ដើម្បីជួយឲ្យក្រុមប្រឹក្សាភិបាល អាចធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព។

អភិបាល មានលទ្ធភាពទទួលបានគ្រប់ព័ត៌មានទាំងអស់របស់ធនាគារ។ តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ដែលធ្វើឡើងជារៀងរាល់ខែ ក្រុមប្រឹក្សាភិបាល ទទួលបានព័ត៌មាន ដែលបានធ្វើបច្ចុប្បន្នភាពអំពីការអភិវឌ្ឍ និងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ ក៏ដូចជាទទួលបានផងដែរ នូវឯកសារមួយឈុត រាប់បញ្ចូលទាំងរបាយការណ៍ជារៀងរាល់ខែ ស្តីពីការវិវឌ្ឍនៃអាជីវកម្ម និងឯកសារផ្សេងៗ សម្រាប់ពិភាក្សា ទាក់ទងនឹងបញ្ហាជាក់លាក់ណាមួយ។

អភិបាល ក៏ត្រូវបានអនុញ្ញាតឲ្យចូលរួម ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល តាមរយៈប្រព័ន្ធទូរសព្ទផងដែរ។ រាល់ការពិភាក្សាដេញដោល នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល រាប់បញ្ចូលទាំងការរំលោភនីតិវិធី ត្រូវបានកត់ត្រាទុកទាំងស្រុង សម្រាប់ធ្វើជាកំណត់ហេតុ នៃដំណើរការពិភាក្សារបស់អភិបាល។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ត្រូវបានធ្វើទៅគណៈគ្រប់គ្រង ក្នុងរយៈពេលមួយថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ ដើម្បីធានាថា សេចក្តីសម្រេច និងការណែនាំផ្សេងៗ ត្រូវបានអនុវត្តទាន់ពេលវេលា។ សេចក្តីព្រាងកំណត់ហេតុ ត្រូវបានបញ្ជូនទៅអភិបាលទាំងអស់ ដើម្បីធ្វើការពិនិត្យ និងផ្តល់អនុសាសន៍ មុនពេលដាក់បញ្ចូលកំណត់ហេតុចុងក្រោយ ទៅក្នុងរបៀបវារៈ សម្រាប់អនុម័តយល់ព្រម នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបន្ទាប់។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អភិបាលប្រតិបត្តិ ត្រូវធ្វើការពន្យល់ឲ្យបានក្បោះក្បាយ អំពីបញ្ហាសំខាន់ៗ ទាក់ទងនឹងអាជីវកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារ។ ប្រធានគណៈកម្មាធិការសវនកម្ម ផ្តល់សេចក្តីសង្ខេប អំពីរបាយការណ៍សវនកម្ម ដែលបានពិភាក្សា នៅកិច្ចប្រជុំគណៈកម្មាធិការសវនកម្ម ដើម្បីជាកំណត់ត្រា សម្រាប់ក្រុមប្រឹក្សាភិបាល ដែលរួមមានលទ្ធផលសវនកម្មសំខាន់ៗ ដែលធ្វើឡើងដោយសវនករផ្ទៃក្នុង ដើម្បីឲ្យក្រុមប្រឹក្សាភិបាល ធ្វើការពិភាក្សា និងណែនាំ។ បន្ថែមពីលើនេះទៀត របាយការណ៍ពិន័យករនៃនាយកដ្ឋានប្រតិបត្តិការ អំពីស្ថានភាពនៃការគោរពច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ និងនីតិវិធីផ្ទៃក្នុង ដែលបានអនុម័តដោយធនាគារ ក៏ត្រូវបានរាយការណ៍ ជូនក្រុមប្រឹក្សាភិបាល ដើម្បីជ្រាបជាព័ត៌មានផងដែរ។ គណៈគ្រប់គ្រងក៏ត្រូវបានអញ្ជើញឲ្យធ្វើបទបង្ហាញ អំពីសំណើ និងឆ្លើយតបសំណួរផ្សេងៗ ដែលក្រុមប្រឹក្សាភិបាលចោទសួរ តាមការចាំបាច់ផងដែរ។ គណៈគ្រប់គ្រង ត្រូវចាត់វិធានការជាបន្ទាន់ លើរាល់បញ្ហាដែលលើកឡើង នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងត្រូវធ្វើបច្ចុប្បន្នភាព ទៅក្រុមប្រឹក្សាភិបាល អំពីស្ថានភាពនៃបញ្ហាទាំងនោះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកក្រោយ ឬប្រសិនបើយល់ថាបន្ទាន់ ត្រូវបញ្ជូនតាមការជូនដំណឹង ជាលាយលក្ខណ៍អក្សរ។

អភិបាលណាម្នាក់ ដែលមានជាប់ពាក់ព័ន្ធទទួលបានផលប្រយោជន៍ ពីសំណើណាមួយ ឬប្រតិបត្តិការណាមួយ ត្រូវប្រកាសប្រាប់អំពីផលប្រយោជន៍ ដែលពាក់ព័ន្ធនឹងខ្លួន ហើយត្រូវដកខ្លួនចេញពីការពិភាក្សា និងការបោះឆ្នោតគាំទ្រសំណើ ឬកិច្ចការ ដែលបានស្នើនោះ។ នីតិវិធីនេះត្រូវបានកត់ត្រាទុកទាំងស្រុង នៅក្នុងកំណត់ហេតុ នៃដំណើរការកិច្ចប្រជុំ។

នៅដើមឆ្នាំហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាល ពិចារណាលើចំណុចប្រចាំឆ្នាំរបស់ធនាគារ ស្របជាមួយនឹងយុទ្ធសាស្ត្រ និងផែនការរបស់ធនាគារ ដែលបានបង្កើតឡើង នៅក្នុងកិច្ចប្រជុំពិភាក្សាថ្នាក់គ្រប់គ្រងប្រចាំឆ្នាំ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសរុបចំនួន ០៦ លើក ត្រូវបានរៀបចំឡើង នៅឆ្នាំ២០២១ ដោយមានវត្តមានរបស់អភិបាល ដូចមានរៀបរាប់ខាងក្រោម៖

អភិបាល	បានចូលរួម	ចំនួនកិច្ចប្រជុំ
Datuk Mohd Nasir Bin Ahmad ប្រធានក្រុមប្រឹក្សាភិបាល/អភិបាលឯករាជ្យមិនប្រតិបត្តិ	៦	៦
បណ្ឌិត ម៉ី កល្យាណា^១ អភិបាលឯករាជ្យមិនប្រតិបត្តិ	៦	៦
Aisyah Lam Binti Adbullah អភិបាលឯករាជ្យមិនប្រតិបត្តិ	៦	៦
Omar Siddiq Bin Amin Noer Rashid^២ អភិបាលមិនឯករាជ្យមិនប្រតិបត្តិ	២	២
Ahmad Shazli Bin Kamarulzaman អភិបាលមិនឯករាជ្យមិនប្រតិបត្តិ	៧	៧
Cheong Weng Teong^៣ អភិបាលមិនឯករាជ្យមិនប្រតិបត្តិ	៤	៤
ប៊ុន យ៉ន អភិបាលមិនឯករាជ្យប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិ	៦	៦

កំណត់សម្គាល់៖

^១ ចូលនិវត្តពីតំណែងជា សមាជិក នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២

^២ លាលែងពីតំណែងជា សមាជិក នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១

^៣ តែងតាំងជា សមាជិក នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១

ការបណ្តុះបណ្តាល និងការអភិវឌ្ឍរបស់អភិបាល

កម្មវិធីបណ្តុះបណ្តាលអភិបាល គឺជាដំណើរការដ៏សំខាន់មួយ ក្នុងការតែងតាំងអភិបាលថ្មី ហើយក្រុមប្រឹក្សាភិបាល ក៏ត្រូវយកចិត្តទុកដាក់ លើតម្រូវការ ក្នុងការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិថ្មីៗ បទដ្ឋានគណនេយ្យ ការប្រែប្រួលហានិភ័យអាជីវកម្ម និន្នាការទីផ្សារ និងការវិវឌ្ឍចុងក្រោយ បញ្ហាប្រឈមសំខាន់ៗ នៅក្នុងទីផ្សារក្នុងស្រុក និងក្នុងតំបន់ និងក្នុងវិស័យធនាគារ។ ក្នុងគោលបំណងនេះ ក្រុមប្រឹក្សាភិបាល ធ្វើការវាយតម្លៃ លើតម្រូវការបណ្តុះបណ្តាល ដោយឈរលើមូលដ្ឋានវាយតម្លៃ តាមដំណាក់កាល ហើយកំណត់អំពីចំណុច ដែលអាចពង្រីកចំណេះដឹងរបស់អភិបាល អំពីបញ្ហាដែលទាក់ទងនឹងធនាគារ។

អភិបាលកិច្ចធនាគារ
សេចក្តីថ្លែងការណ៍ ស្តីពីអភិបាលកិច្ចធនាគារ

វគ្គបណ្តុះបណ្តាល ដែលអភិបាលបានចូលរួម នៅក្នុងឆ្នាំ២០២១៖

ប្រធានបទ	ប្រភេទវគ្គបណ្តុះបណ្តាល	ចំនួនម៉ោង/ថ្ងៃ	ចូលរួមដោយ
Online Webinar: Joint Committee on Climate Change and Sub-Committee 4 («JC3 SC4»)’s Engagement & Capacity Building	សិក្ខាសាលា តាមប្រព័ន្ធអេឡិចត្រូនិក	៣ ម៉ោង	Datuk Mohd Nasir Bin Ahmad
BNM Annual Report 2020, Economic & Monetary Report 2020 and Financial Stability Review Second Half 2020	កិច្ចប្រជុំ តាមប្រព័ន្ធអេឡិចត្រូនិក	១,៥ ម៉ោង	
BNM-FIDE FORUM-MASB Virtual Dialogue on MFRS	កិច្ចពិភាក្សា តាមប្រព័ន្ធអេឡិចត្រូនិក	១ ម៉ោង	
CIMB Group 4th Directors’ Sharing Session	សន្និសីទ តាមប្រព័ន្ធអេឡិចត្រូនិក	១ ថ្ងៃ	
Joint Committee on Climate Change JC3 Flagship Conference 2021: #FinanceForChange	សន្និសីទ តាមប្រព័ន្ធអេឡិចត្រូនិក	៣ ថ្ងៃ	
Islamic Finance for Board of Directors	វគ្គបណ្តុះបណ្តាល	២ ថ្ងៃ	
WWF-BCG Roundtable on Net Zero Emissions Pathways Study	សិក្ខាសាលា តាមប្រព័ន្ធអេឡិចត្រូនិក	១,៥ ម៉ោង	
The Cooler Earth Sustainability Summit 2021	សន្និសីទ	១ ថ្ងៃ	
Sustainability Board Training 2021 Topic: Human Rights Risk Management and Implications for Financial Institutions	វគ្គបណ្តុះបណ្តាល	១,៥ ម៉ោង	
Sustainability Board Training 2021 Topic: Net-Zero Banking Alliance	វគ្គបណ្តុះបណ្តាល	១,៥ ម៉ោង	
Shariah Governance Updates & Insights	វគ្គបណ្តុះបណ្តាល	៥ ម៉ោង	
Annual Dialogue with Governor BNM	កិច្ចពិភាក្សា តាមប្រព័ន្ធអេឡិចត្រូនិក	១,៥ ម៉ោង	
Webinar/Virtual Session for Board of Directors/Senior Management (NBC Supervised Entities) Organised by the World Bank in Collaboration with Cambodia Financial Intelligence Unit (CAFIU) • Law on Anti-Money Laundering and Combating the Financing of Terrorism promulgated by the Royal Kram NS/RKM/0620/021 dated 27 June 2020; and • Directive on Customer Due Diligence Measures issued by the CAFIU	សិក្ខាសាលា តាមប្រព័ន្ធអេឡិចត្រូនិក	២ ម៉ោង	បណ្ឌិត ម៉ី កល្យាណ
Joint Committee on Climate Change JC3 Flagship Conference 2021: #FinanceForChange	សន្និសីទ តាមប្រព័ន្ធអេឡិចត្រូនិក	៣ ថ្ងៃ	
CIMB Group 4th Directors’ Sharing Session	សន្និសីទ តាមប្រព័ន្ធអេឡិចត្រូនិក	១ ថ្ងៃ	
Webinar/Virtual Session for Board of Directors/Senior Management (NBC Supervised Entities) Organised by the World Bank in Collaboration with Cambodia Financial Intelligence Unit (CAFIU) • Law on Anti-Money Laundering and Combating the Financing of Terrorism promulgated by the Royal Kram NS/RKM/0620/021 dated 27 June 2020; and • Directive on Customer Due Diligence Measures issued by the CAFIU	សិក្ខាសាលា តាមប្រព័ន្ធអេឡិចត្រូនិក	២ ម៉ោង	
CIMB Group 4th Directors’ Sharing Session	សន្និសីទ តាមប្រព័ន្ធអេឡិចត្រូនិក	១ ថ្ងៃ	លោកស្រី Aisyah Lam Binti Abdullah
Joint Committee on Climate Change JC3 Flagship Conference 2021: #FinanceForChange	សន្និសីទ តាមប្រព័ន្ធអេឡិចត្រូនិក	៣ ថ្ងៃ	
The Cooler Earth 2021 - Aligning Thought Leadership	សិក្ខាសាលា តាមប្រព័ន្ធអេឡិចត្រូនិក	កន្លះថ្ងៃ	
The Cooler Earth 2021 - Accelerating Sustainability Capacity	សិក្ខាសាលា តាមប្រព័ន្ធអេឡិចត្រូនិក	កន្លះថ្ងៃ	
Sustainability Board Training 2021 Topic: Human Rights Risk Management and Implications for Financial Institutions	វគ្គបណ្តុះបណ្តាល	១,៥ ម៉ោង	លោក Ahmad Shazli Bin Kamarulzaman
2021 Regional Audit Planning Summit	កិច្ចប្រជុំកំពូល	១,៥ ម៉ោង	
GAMETIZE - Mobile Learning – Internet of Things	កម្មវិធីសិក្សា តាមប្រព័ន្ធអេឡិចត្រូនិក	៤ ម៉ោង	
GAMETIZE – Mobile Learning – Agile	កម្មវិធីសិក្សា តាមប្រព័ន្ធអេឡិចត្រូនិក	៤ ម៉ោង	
GAMETIZE - Mobile Learning – Design Thinking	កម្មវិធីសិក្សា តាមប្រព័ន្ធអេឡិចត្រូនិក	៤ ម៉ោង	
AML Role Based Training for Commercial Banking Front Liners 2021	វគ្គបណ្តុះបណ្តាល តាមប្រព័ន្ធអេឡិចត្រូនិក	១ ថ្ងៃ	
AML Training for Senior Management Group 2021	វគ្គបណ្តុះបណ្តាល តាមប្រព័ន្ធអេឡិចត្រូនិក	៣ ម៉ោង	
Webinar/Virtual Session for Board of Directors/Senior Management (NBC Supervised Entities) Organised by the World Bank in Collaboration with Cambodia Financial Intelligence Unit (CAFIU) • Law on Anti-Money Laundering and Combating the Financing of Terrorism promulgated by the Royal Kram NS/RKM/0620/021 dated 27 June 2020; and • Directive on Customer Due Diligence Measures issued by the CAFIU	សិក្ខាសាលា តាមប្រព័ន្ធអេឡិចត្រូនិក	២ ម៉ោង	

អភិបាលកិច្ចធនាគារ
សេចក្តីថ្លែងការណ៍ ស្តីពីអភិបាលកិច្ចធនាគារ

ប្រធានបទ	ប្រភេទវគ្គបណ្តុះបណ្តាល	ចំនួនម៉ោង/ថ្ងៃ	ចូលរួមដោយ
CIMB Group 4th Directors' Sharing Session	សន្និសីទ តាមប្រព័ន្ធអេឡិចត្រូនិក	១ ថ្ងៃ	លោក Ahmad Shazli Bin Kamarulzaman
Joint Committee on Climate Change	សន្និសីទ តាមប្រព័ន្ធអេឡិចត្រូនិក	៣ ថ្ងៃ	
JC3 Flagship Conference 2021: #FinanceForChange	វគ្គបណ្តុះបណ្តាល	១,៥ ម៉ោង	
Sustainability Board Training 2021 Topic: Human Rights Risk Management and Implications for Financial Institutions	វគ្គបណ្តុះបណ្តាល	១,៥ ម៉ោង	
Sustainability Board Training 2021 Topic: Net-Zero Banking Alliance	វគ្គបណ្តុះបណ្តាល	១,៥ ម៉ោង	
Anti-Bribery and Corruption Awareness	កម្មវិធីសិក្សា តាមប្រព័ន្ធអេឡិចត្រូនិក	៤ ម៉ោង	
Anti-Money Laundering/Counter Financing of Terrorism	កម្មវិធីសិក្សា តាមប្រព័ន្ធអេឡិចត្រូនិក	៤ ម៉ោង	
Introduction to Competition Act 2010	កម្មវិធីសិក្សា តាមប្រព័ន្ធអេឡិចត្រូនិក	៤ ម៉ោង	
Information Security Awareness (ISA)	កម្មវិធីសិក្សា តាមប្រព័ន្ធអេឡិចត្រូនិក	៤ ម៉ោង	
Introduction to Compliance (Level 1)	កម្មវិធីសិក្សា តាមប្រព័ន្ធអេឡិចត្រូនិក	៤ ម៉ោង	
Introduction to Customer Experience	កម្មវិធីសិក្សា តាមប្រព័ន្ធអេឡិចត្រូនិក	៤ ម៉ោង	លោក Cheong Weng Teong
Data Protection	កម្មវិធីសិក្សា តាមប្រព័ន្ធអេឡិចត្រូនិក	៤ ម៉ោង	
Joint Committee on Climate Change	សន្និសីទ តាមប្រព័ន្ធអេឡិចត្រូនិក	កន្លះថ្ងៃ	
JC3 Flagship Conference 2021: #FinanceForChange Topic: Sustainability as a business strategy for Financial Institutions	សន្និសីទ តាមប្រព័ន្ធអេឡិចត្រូនិក	កន្លះថ្ងៃ	
Joint Committee on Climate Change	សន្និសីទ តាមប្រព័ន្ធអេឡិចត្រូនិក	កន្លះថ្ងៃ	
JC3 Flagship Conference 2021: #FinanceForChange Topic: Sustainable finance for the private sector	សន្និសីទ តាមប្រព័ន្ធអេឡិចត្រូនិក	កន្លះថ្ងៃ	
Sustainable and Inclusive Financial Support for Housing Development (Session)	កិច្ចប្រជុំ	១,៥ ម៉ោង	
Consumer ESG (Environment, Social and Governance)/Sustainability Review (Session)	កិច្ចប្រជុំ	១ ម៉ោង	
Sustainability Board Training 2021 Topic: Human Rights Risk Management and Implications for Financial Institutions	វគ្គបណ្តុះបណ្តាល	១,៥ ម៉ោង	
Sustainability Board Training 2021 Topic: Net-Zero Banking Alliance	វគ្គបណ្តុះបណ្តាល	១,៥ ម៉ោង	
AML Training for Senior Management Group 2021	វគ្គបណ្តុះបណ្តាល តាមប្រព័ន្ធអេឡិចត្រូនិក	៣ ម៉ោង	លោក ប៊ុន យ៉ន
Webinar/Virtual Session for Board of Directors/Senior Management (NBC Supervised Entities) Organised by the World Bank in Collaboration with Cambodia Financial Intelligence Unit (CAFIU)	សិក្ខាសាលា តាមប្រព័ន្ធអេឡិចត្រូនិក	២ ម៉ោង	
• Law on Anti-Money Laundering and Combating the Financing of Terrorism promulgated by the Royal Kram NS/RKM/0620/021 dated 27 June 2020; and Directive on Customer Due Diligence Measures issued by the CAFIU	សន្និសីទ តាមប្រព័ន្ធអេឡិចត្រូនិក	១ ថ្ងៃ	
CIMB Group 4th Directors' Sharing Session	សន្និសីទ តាមប្រព័ន្ធអេឡិចត្រូនិក	៣ ថ្ងៃ	
Joint Committee on Climate Change	សន្និសីទ តាមប្រព័ន្ធអេឡិចត្រូនិក	៣ ថ្ងៃ	
JC3 Flagship Conference 2021: #FinanceForChange	វគ្គបណ្តុះបណ្តាល	១,៥ ម៉ោង	
Sustainability Board Training 2021 Topic: Human Rights Risk Management and Implications for Financial Institutions	វគ្គបណ្តុះបណ្តាល	១,៥ ម៉ោង	
CIMB Alumni - Let's Catch Up with Malaysia's Finance Minister	សិក្ខាសាលា តាមប្រព័ន្ធអេឡិចត្រូនិក	២ ម៉ោង	
Forward23+ Interactive Webcast	សិក្ខាសាលា តាមប្រព័ន្ធអេឡិចត្រូនិក	១ ម៉ោង	
2nd CEO Forum 2021	វេទិកា	២ ម៉ោង	
Chartered Banker Qualification	កម្មវិធីសិក្សា	១២ សប្តាហ៍	

អភិបាលកិច្ចធនាគារ

សេចក្តីថ្លែងការណ៍ ស្តីពីអភិបាលកិច្ចធនាគារ

លេខាធិការក្រុមហ៊ុន

លេខាធិការក្រុមហ៊ុន បង្ហាញពីការគាំទ្រជាបន្តបន្ទាប់ ក្នុងការផ្តល់យោបល់ និងជួយក្រុមប្រឹក្សាភិបាល លើបញ្ហាដែលទាក់ទងនឹងកិច្ចការរបស់ធនាគារ រាប់បញ្ចូលទាំងបញ្ហា ដែលទាក់ទងនឹងការអនុវត្តស្របតាមបទប្បញ្ញត្តិរបស់ក្រុមហ៊ុន អភិបាលកិច្ចក្រុមហ៊ុន និងការអនុវត្តល្អបំផុត ប្រសិទ្ធភាពនៃសាលប្រជុំ និងកាតព្វកិច្ច និងការទទួលខុសត្រូវរបស់អភិបាល។ ក្នុងអំឡុងឆ្នាំដែលស្ថិតក្រោមការត្រួតពិនិត្យ ដំណើរការផ្សេងៗរបស់ក្រុមប្រឹក្សាភិបាល ត្រូវបានពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ ជាមួយនឹងទស្សនៈលើកកម្ពស់ដំណើរការ នៃការធ្វើសេចក្តីសម្រេច និងប្រសិទ្ធភាពនៃមុខងារក្រុមប្រឹក្សាភិបាល។

លេខាធិការក្រុមហ៊ុនធានាថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនានា និងភាគទុនិក ត្រូវបានរៀបចំឡើង ស្របតាមវិធានច្បាប់ និងការអនុវត្តល្អបំផុតរបស់ធនាគារ ហើយធានាថា ការកត់ត្រាដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនានា និងភាគទុនិក ត្រូវបានកត់ត្រាទុកទាំងស្រុង សម្រាប់ធ្វើជាកំណត់ហេតុ និងរក្សាទុកបានយ៉ាងល្អ។

លេខាធិការក្រុមហ៊ុន ក្រៅពីចូលរួមជួយការងារប្រធានក្រុមប្រឹក្សាភិបាល ក្នុងការរៀបចំរបៀបវារៈ និងរៀបចំដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនានា និងភាគទុនិក ក៏ត្រូវសម្របសម្រួលការទំនាក់ទំនង និងផ្សព្វផ្សាយសេចក្តីសម្រេចសំខាន់ៗ និងគោលការណ៍នានា រវាងក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនានា និងថ្នាក់គ្រប់គ្រងប្រតិបត្តិជាន់ខ្ពស់ផងដែរ។

អភិបាលទាំងអស់ មានលទ្ធភាពពេញលេញ ក្នុងការស្នើយោបល់ ពីលេខាធិការក្រុមហ៊ុន និងអាចស្វែងរកការពិគ្រោះ យោបល់ បែបវិជ្ជាជីវៈ ដោយឯករាជ្យ ពីប្រភពខាងក្រៅ ក្រោមបន្ទុកចំណាយរបស់ធនាគារ ដើម្បីអនុវត្តកាតព្វកិច្ចរបស់ខ្លួន។

គណៈកម្មាធិការនានា

ក្រុមប្រឹក្សាភិបាល ផ្ទេរការទទួលខុសត្រូវជាក់លាក់ ដល់គណៈកម្មាធិការនានា ដែលរួមមានគណៈកម្មាធិការសវនកម្ម និងគណៈកម្មាធិការហានិភ័យ។ គណៈកម្មាធិការទាំងនេះ ធ្វើប្រតិបត្តិការតាមតួនាទី និងកាតព្វកិច្ច ដែលបានកំណត់យ៉ាងច្បាស់លាស់ ដូចមានចែងនៅក្នុងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការនីមួយៗ ដែលបានអនុម័តយ៉ាងត្រឹមត្រូវ។

គណៈកម្មាធិការ ត្រូវរាយការណ៍ជូនក្រុមប្រឹក្សាភិបាល អំពីកិច្ចពិភាក្សា សេចក្តីសម្រេច និងអនុសាសន៍របស់ខ្លួន។ ប្រធានគណៈកម្មាធិការសវនកម្ម និងប្រធានគណៈកម្មាធិការហានិភ័យ ត្រូវរាយការណ៍ជូនក្រុមប្រឹក្សាភិបាល អំពីបញ្ហាដែលបានលើកយកមកពិភាក្សា និងដោះស្រាយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការរបស់ខ្លួន។ ក្រុមប្រឹក្សាភិបាល បានទទួលស្គាល់ថា ខណៈដែលគណៈកម្មាធិការទាំងនេះ មានសិទ្ធិអំណាចធ្វើការពិភាក្សា លើបញ្ហានានា ដែលបានប្រគល់ជូន រាល់សេចក្តីសម្រេច និង/ឬ អនុសាសន៍របស់គណៈកម្មាធិការទាំងនេះ ត្រូវបញ្ជូនទៅក្រុមប្រឹក្សាភិបាល ដើម្បីពិនិត្យ ហើយគណៈកម្មាធិការទាំងនេះ និងក្រុមប្រឹក្សាភិបាល ជាមួយទទួលខុសត្រូវ លើភាពជោគជ័យ អាជីវកម្ម យុទ្ធសាស្ត្រ ការគ្រប់គ្រងហានិភ័យ សកម្មភាពប្រតិបត្តិការអាជីវកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារ។

ក្រុមប្រឹក្សាភិបាល អនុវត្តនីតិវិធីវាយតម្លៃប្រចាំឆ្នាំ លើប្រសិទ្ធភាព នៃគណៈកម្មាធិការសវនកម្ម និងគណៈកម្មាធិការហានិភ័យ ក៏ដូចជាការចូលរួមចែករំលែករបស់សមាជិកម្នាក់ៗ ដើម្បីមើលថា គណៈកម្មាធិការទាំងពីរ និងសមាជិក បានបំពេញកាតព្វកិច្ច ស្របតាមតួនាទី និងកាតព្វកិច្ច ដែលបានចែងឬទេ។

ព័ត៌មានលម្អិត អំពីគណៈកម្មាធិការនានា មានបង្ហាញនៅក្នុងផ្នែកខាងក្រោម ជាបន្តបន្ទាប់។

គណៈកម្មាធិការសវនកម្ម

សមាជិកគណៈកម្មាធិការសវនកម្ម សុទ្ធតែជាអភិបាលឯករាជ្យមិនប្រតិបត្តិ ដែលមានចំណេះដឹង និងបទពិសោធន៍ ផ្នែកហិរញ្ញវត្ថុ។ ជាមួយ គណៈកម្មាធិការសវនកម្ម មានសមាជិកជាអភិបាល ដែលមានវិជ្ជាជីវៈចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងទំនួលខុសត្រូវរបស់គណៈកម្មាធិការសវនកម្ម។ គណៈកម្មាធិការសវនកម្ម ដឹកនាំដោយអភិបាលឯករាជ្យ ដែលមានជំនាញ ផ្នែកច្បាប់ និងគណនេយ្យ។ ប្រធានគណៈកម្មាធិការសវនកម្ម មិនមែនជាប្រធានក្រុមប្រឹក្សាភិបាលទេ ដែលនេះគឺដើម្បីជំរុញការពិភាក្សាបើកចំហ និងស្វាហាប់ នូវរាល់បញ្ហាដែលលើកឡើង ដោយគណៈកម្មាធិការសវនកម្ម។ តំណែងទំនេរនៅក្នុងគណៈកម្មាធិការសវនកម្ម ត្រូវបំពេញក្នុងរយៈពេល បី (៣) ខែ។

ការទទួលខុសត្រូវចម្បងរបស់គណៈកម្មាធិការសវនកម្ម គឺធានាឲ្យមានការអនុវត្តអភិបាលកិច្ចរបស់ធនាគារបានល្អប្រសើរ ស្របពេលដែលធ្វើការពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ការផ្សព្វផ្សាយព័ត៌មាន ការគោរពបទប្បញ្ញត្តិច្បាប់ ការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងដំណើរការប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ។ គណៈកម្មាធិការសវនកម្ម ជួបប្រជុំជាប្រចាំ ដើម្បីពិនិត្យលើលទ្ធផលការងារប្រចាំត្រីមាស របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ របាយការណ៍សវនកម្ម ដែលរាប់បញ្ចូលទាំងការអនុវត្ត ការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ក៏ដូចជាប្រតិបត្តិការ ជាមួយភាគីសម្ព័ន្ធភាព។

គណៈកម្មាធិការសវនកម្ម បានជួបប្រជុំចំនួន ០៦ ដង ក្នុងឆ្នាំ២០២១ ដែលមានវត្តមានសមាជិកចូលរួម ដូចខាងក្រោម៖

សមាជិក	បានចូលរួម	ចំនួនកិច្ចប្រជុំ
បណ្ឌិត ម៉ី កល្យាណ^១ ប្រធានគណៈកម្មាធិការសវនកម្ម/អភិបាលឯករាជ្យ មិនប្រតិបត្តិ	៦	៦
Datuk Mohd Nasir Bin Ahmad អភិបាលឯករាជ្យមិនប្រតិបត្តិ	៦	៦
Aisyah Lam Binti Abdullah អភិបាលឯករាជ្យមិនប្រតិបត្តិ	៦	៦

កំណត់សម្គាល់៖

^១ ចូលនិវត្តពីតំណែង នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២

តួនាទី និងកាតព្វកិច្ចរបស់គណៈកម្មាធិការសវនកម្ម មានដូចខាងក្រោម៖

ចំណុចគន្លឹះ នៃការទទួលខុសត្រូវ	ការទទួលខុសត្រូវ
ការត្រួតពិនិត្យផ្ទៃក្នុង/ការគ្រប់គ្រងហានិភ័យ/អភិបាលកិច្ច	ពិនិត្យឡើងវិញ លើប្រសិទ្ធភាព នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដំណើរការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ច ក្នុងសម្ព័ន្ធធនាគារ ស្របតាមលក្ខខណ្ឌតម្រូវ នៅក្នុងប្រកាស ស្តីពីអភិបាលកិច្ច នៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
សវនកម្មផ្ទៃក្នុង	ក. ធានាថា មុខងារសវនកម្មផ្ទៃក្នុង បានរៀបចំល្អប្រសើរ ដើម្បីធ្វើការត្រួតពិនិត្យ ឬអង្កេត ក្នុងនាមគណៈកម្មាធិការសវនកម្ម ហើយមុខងារនេះត្រូវស្ថិតនៅក្រោមអំណាច និងការគ្រប់គ្រងផ្ទាល់ ពីគណៈកម្មាធិការសវនកម្ម។ ខ. ពិនិត្យ និងអនុម័តវិសាលភាពការងារសវនកម្មផ្ទៃក្នុង នីតិវិធី ចំនួនដង នៃការធ្វើសវនកម្មផ្ទៃក្នុង និងគម្រោងសវនកម្មប្រចាំឆ្នាំ។ គ. មើលការខុសត្រូវ លើប្រសិទ្ធភាព នៃមុខងារសវនកម្មផ្ទៃក្នុង សមត្ថភាពបុគ្គលិក និងភាពគ្រប់គ្រាន់ នៃធនធានរបស់សវនកម្មផ្ទៃក្នុង និងពិនិត្យមើលថា តើមុខងារនោះបានទទួលអំណាចចាំបាច់ ដើម្បីបំពេញការងារឬទេ។ ឃ. ពិនិត្យរបាយការណ៍សំខាន់ៗ និងធានាថា គណៈគ្រប់គ្រង ចាត់វិធានការណ៍កែតម្រូវ ទាន់ពេលវេលា ដើម្បីដោះស្រាយចំណុចខ្សោយ ក្នុងការគ្រប់គ្រងការមិនបានអនុវត្តពេញលេញ តាមគោលនយោបាយ ការតម្រូវរបស់ច្បាប់ និងបទប្បញ្ញត្តិនានា និងបញ្ហាផ្សេងទៀត ដែលរកឃើញដោយសវនករផ្ទៃក្នុង ក៏ដូចជាផ្នែក ដែលទទួលខុសត្រូវការគ្រប់គ្រងផ្ទៃក្នុងដទៃទៀត។ ង. កត់សម្គាល់ការមិនឯកភាពសំខាន់ៗ រវាងនាយកសវនកម្មផ្ទៃក្នុង និងគណៈគ្រប់គ្រងដទៃទៀត មិនថាការមិនឯកភាពនោះ ត្រូវបានដោះស្រាយរួច ដើម្បីកំណត់ផលប៉ះពាល់ ដែលការមិនឯកភាពទាំងនោះអាចមាន ចំពោះដំណើរការសវនកម្ម ឬលទ្ធផលសវនកម្ម ដែលលើកឡើង ដោយសវនករ។ ច. ធានាការគោរពតាមច្បាប់ និងបទប្បញ្ញត្តិ ដែលអនុវត្តចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធានាថា របាយការណ៍របស់សវនករផ្ទៃក្នុង នឹងមិនត្រូវឲ្យត្រួតពិនិត្យ ដោយគណៈគ្រប់គ្រងឡើយ។ ឆ. បង្កើតយន្តការ ដើម្បីវាយតម្លៃការបំពេញតួនាទី និងប្រសិទ្ធភាពរបស់មុខងារសវនកម្មផ្ទៃក្នុង។ ជ. វាយតម្លៃសកម្មភាពប្រតិបត្តិការ និងធ្វើសេចក្តីសម្រេច អំពីកញ្ចប់តម្លៃការរបស់នាយកសវនកម្មផ្ទៃក្នុង។ ឈ. អនុម័តលើការតែងតាំង ផ្លាស់ប្តូរ និងបណ្តេញចេញនាយកសវនកម្មផ្ទៃក្នុង ឬបុគ្គលិកជាន់ខ្ពស់ ដែលបំពេញមុខងារជា សវនករផ្ទៃក្នុង និងត្រូវទទួលបានការជូនដំណឹង អំពីការលាយបំបែកបុគ្គលិកជាន់ខ្ពស់ជា សវនករផ្ទៃក្នុង ហើយត្រូវផ្តល់ឱកាសឲ្យសមាជិក ដែលបានដាក់ពាក្យលាយបំបែកនោះ បញ្ជាក់ប្រាប់ពីមូលហេតុ នៃការលាយបំបែក។
សវនកម្មខាងក្រៅ	ក. ផ្តល់អនុសាសន៍ ដល់ក្រុមប្រឹក្សាភិបាល លើការតែងតាំង ឬការបញ្ឈប់សវនករខាងក្រៅ។ ខ. ពិភាក្សា និងពិនិត្យមើលឡើងវិញ ជាមួយសវនករខាងក្រៅ មុននឹងចាប់ផ្តើមធ្វើសវនកម្ម អំពីលក្ខណៈ និងទំហំការងារសវនកម្ម ហើយធានាលើការសម្របសម្រួល ក្នុងករណីមានក្រុមហ៊ុនសវនកម្មច្រើនចូលរួម។ គ. វាយតម្លៃ អំពីគោលដៅ ការបំពេញការងារ និងឯករាជ្យភាពរបស់សវនករខាងក្រៅ (ឧទាហរណ៍ ដោយការពិនិត្យ និងវាយតម្លៃ ពីទំនាក់ទំនងផ្សេងៗ រវាងសវនករខាងក្រៅ និងធនាគារ)។ ឃ. អនុម័តលើការផ្តល់សេវា ដែលមិនទាក់ទងនឹងការងារសវនកម្ម ដែលផ្តល់ដោយសវនករខាងក្រៅ និងតាមដាន និងធ្វើការវាយតម្លៃថា តើសេវានោះអាចនឹងប៉ះពាល់ ដល់ឯករាជ្យភាពរបស់ពួកគាត់ឬទេ។ ង. ធានាថា មានការពិនិត្យច្បាស់លាស់ លើលក្ខខណ្ឌនៃការផ្តល់សេវា ដែលមិនទាក់ទងនឹងការងារសវនកម្ម ដើម្បីចៀសវាងការប៉ះពាល់ ដល់ការវិនិច្ឆ័យប្រកបដោយឯករាជ្យភាពរបស់សវនករខាងក្រៅ។ ច. ធានាថា របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា ដោយមានការត្រួតពិនិត្យឡើងវិញជាប្រចាំ លើភាពគ្រប់គ្រាន់ នៃការធ្វើសំវិធានធន ដែលចាំបាច់ និងចំពោះបំណុលអាក្រក់ និងសង្ស័យ។ ឆ. រក្សាការទំនាក់ទំនងស្មោះត្រង់ បើកចំហ ទាន់ពេលវេលា និងទៀងទាត់ ជាមួយសវនករខាងក្រៅ និងតម្រូវឲ្យសវនករខាងក្រៅ វាយការណ៍ មកកាន់គណៈកម្មាធិការសវនកម្ម អំពីបញ្ហាសំខាន់ៗ (ដោយមិនមានវត្តមានរបស់គណៈគ្រប់គ្រង ប្រសិនបើចាំបាច់)។ ជ. ពិនិត្យឡើងវិញ លើរបាយការណ៍គ្រប់គ្រងផ្ទៃក្នុងរបស់សវនករខាងក្រៅ និងធានាថា គណៈគ្រប់គ្រង ចាត់វិធានការណ៍កែតម្រូវ ដើម្បីឆ្លើយតបទៅនឹងលទ្ធផលសវនកម្មខាងក្រៅ និងអនុសាសន៍ ដែលលើកឡើងដោយសវនករខាងក្រៅ ទាន់ពេលវេលា។ ឈ. តាមដាន និងវាយតម្លៃប្រសិទ្ធភាពការងាររបស់សវនករខាងក្រៅ រួមទាំងជួបប្រជុំ ជាមួយសវនករខាងក្រៅ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដោយមិនមានវត្តមានរបស់គណៈគ្រប់គ្រង ដើម្បីពិភាក្សា លើបញ្ហាគន្លឹះសំខាន់ៗ និងស្នើសុំយោបល់ ពីសវនករខាងក្រៅវិញ។
លទ្ធផលសវនកម្ម ការត្រួតពិនិត្យផ្ទៃក្នុង និងបញ្ហានៃការប្រតិបត្តិតាមច្បាប់	ពិនិត្យឡើងវិញ លើលទ្ធផលនៃការអង្កេតសំខាន់ៗ លទ្ធផលសវនកម្មជាប្រចាំ និងការត្រួតពិនិត្យផ្ទៃក្នុង និងការប្រតិបត្តិតាមច្បាប់ ដែលរបាយការណ៍ ដោយសវនករផ្ទៃក្នុង សវនករខាងក្រៅ និងសវនកររបស់និយ័តករ។

អភិបាលកិច្ចធនាគារ
សេចក្តីថ្លែងការណ៍ ស្តីពីអភិបាលកិច្ចធនាគារ

ចំណុចគន្លឹះ នៃការទទួលខុសត្រូវ	ការទទួលខុសត្រូវ
របាយការណ៍ហិរញ្ញវត្ថុ	ពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស និងប្រចាំឆ្នាំ មុនពេលទទួលការអនុម័ត ពីក្រុមប្រឹក្សាភិបាល ដោយផ្ដោតសំខាន់លើ៖ - ការផ្លាស់ប្តូរណាមួយ នៅក្នុងការអនុវត្ត និងគោលការណ៍គណនេយ្យ - បញ្ហាសំខាន់ៗ ដែលបានលើកឡើង រួមទាំងបញ្ហាទាក់ទងនឹងការរាយការណ៍ហិរញ្ញវត្ថុ ការវិនិច្ឆ័យសំខាន់ៗរបស់គណៈគ្រប់គ្រង ព្រឹត្តិការណ៍ ឬប្រតិបត្តិការមិនប្រក្រតី និងសំខាន់ៗ និងរបៀប ដែលបញ្ហាទាំងអស់ ត្រូវបានបង្ហាញ - ការធ្វើសេចក្តីសន្និដ្ឋានពីបញ្ហា ដែលកំពុងកើតឡើង និង - ការប្រតិបត្តិតាមស្តង់ដារគណនី និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ និងបទប្បញ្ញត្តិច្បាប់ដទៃផ្សេងទៀត
ប្រតិបត្តិការរបស់ភាគីសម្ព័ន្ធភាព	ពិនិត្យរាល់ប្រតិបត្តិការធ្វើឡើង ជាមួយភាគីសម្ព័ន្ធភាព និងជូនដំណឹង ដល់ក្រុមប្រឹក្សាភិបាល ពីប្រតិបត្តិការទាំងនោះ។
ការពិនិត្យរបាយការណ៍ពាក់ព័ន្ធនឹងរបាយការណ៍ហិរញ្ញវត្ថុ	ពិនិត្យភាពត្រឹមត្រូវ និងភាពគ្រប់គ្រាន់ នៃសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល នៅក្នុងរបាយការណ៍ក្រុមប្រឹក្សាភិបាល ការបង្ហាញពីអភិបាលកិច្ចធនាគារ របាយការណ៍ហិរញ្ញវត្ថុ និងសេចក្តីប្រកាសដំបូង ពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។
ការតាមដានការអនុវត្តតាមគោលនយោបាយទំនាស់ផលប្រយោជន៍	តាមដានការអនុវត្តតាមគោលនយោបាយ ស្តីពីទំនាស់ផលប្រយោជន៍របស់ធនាគារ
ការពិនិត្យក្របខណ្ឌគ្រប់គ្រងផ្ទៃក្នុង	ពិនិត្យមតិយោបល់របស់ភាគីទីបី ចំពោះរចនាសម្ព័ន្ធ និងប្រសិទ្ធភាព នៃក្របខណ្ឌគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារ
ផ្សេងៗ	ក. ជូនដំណឹង ដល់គណៈគ្រប់គ្រងជាន់ខ្ពស់ ជាទៀងទាត់ អំពីបញ្ហាដែលប៉ះពាល់ ដល់ធនាគារ។ ខ. កោះប្រជុំ ជាមួយសវនករផ្ទៃក្នុង សវនករខាងក្រៅ ឬទាំងពីរ ក្នុងពេលតែមួយ ហើយលំដាប់ ចាំបាច់។ គ. ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆមាស និងប្រចាំឆ្នាំ សម្រាប់ដាក់បញ្ចូលទៅឲ្យក្រុមប្រឹក្សាភិបាលរបស់ធនាគារ និងធានានូវការបោះពុម្ពផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ បានរហ័ស។

គណៈកម្មាធិការហានិភ័យ

ការទទួលខុសត្រូវចម្បងរបស់គណៈកម្មាធិការហានិភ័យ គឺត្រូវធានាថា មុខងារគ្រប់គ្រងហានិភ័យ ដែលត្រូវបានដាក់បញ្ចូល នៅក្នុងធនាគារ ត្រូវបានអនុវត្ត ប្រកបដោយប្រសិទ្ធភាព។ គណៈកម្មាធិការហានិភ័យ ត្រូវរាយការណ៍ ទៅក្រុមប្រឹក្សាភិបាល នូវរាល់បញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ នៅក្នុងធនាគារ។

គណៈកម្មាធិការហានិភ័យ បានជួបប្រជុំចំនួន ១២ ដង ក្នុងឆ្នាំ២០២១ ដែលមានវត្តមានសមាជិកចូលរួម ដូចខាងក្រោម៖

សមាជិក	បានចូលរួម	ចំនួនកិច្ចប្រជុំ
Aisyah Lam Binti Abdullah ប្រធានគណៈកម្មាធិការ/អភិបាលឯករាជ្យមិនប្រតិបត្តិ	១២	១២
ប៊ុន យ៉ែន ប្រធាននាយកប្រតិបត្តិ	១២	១២
គៀន វឌ្ឍនា នាយកគ្រប់គ្រងហានិភ័យ	១២	១២
ហុង ជៀប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម	១១	១២
ហេង ធីតា^{*១} នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល	៥	៦
ហេង វិបុត្រ នាយកបច្ចេកវិទ្យា និងប្រតិបត្តិការ	១២	១២
ហេង វុទ្ធី នាយកហិរញ្ញវត្ថុ	១២	១២
គី សាណា នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ	១១	១២

កំណត់សម្គាល់៖

^{*១} បានលាលែងពីតំណែង នាខែកក្កដា ឆ្នាំ២០២១ ហើយលោក ហុង ជៀប ត្រូវបានតែងតាំងជា នាយកស្តីទី នៃនាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល

តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការហានិភ័យ មានដូចខាងក្រោម៖

ចំណុចគន្លឹះ នៃការទទួលខុសត្រូវ	ការទទួលខុសត្រូវ
ការគ្រប់គ្រងដើមទុន	- បែងចែកដើមទុន ដែលមានហានិភ័យ (capital-at-risk) ទៅតាមប្រភេទជំនួញ និងហានិភ័យផ្សេងៗពីគ្នា ដើម្បីធានាថា ការបែងចែកហានិភ័យ បានធ្វើគ្រប់គ្រាន់ អនុលោមតាមលក្ខខណ្ឌកំណត់ ដោយបទប្បញ្ញត្តិច្បាប់ និងធានាថា ធនាគារមានដើមទុនបម្រុងគ្រប់គ្រាន់ ដើម្បីប្រឈមមុខនឹងស្ថានភាពវិបត្តិផ្សេងៗ។ - បង្កើនតម្លៃភាគទុនិក តាមរយៈការវាយតម្លៃ លើប្រាក់ចំណេញ និងហានិភ័យ (risk-return profiles) ពីដំណើរការប្រតិបត្តិការ ហើយធានាថា កម្រិតហានិភ័យ ដែលទទួលយកស្ថិតនៅក្នុងដែនកម្រិត ដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ។
គោលការណ៍គ្រប់គ្រងហានិភ័យ	- ពិនិត្យ និងជូនយោបល់ ដល់ក្រុមប្រឹក្សាភិបាល ដើម្បីធ្វើការអនុម័ត លើគោលការណ៍ និងកម្រិតហានិភ័យ ដែលសមស្រប ដើម្បីរក្សាក្របខណ្ឌ នៃការគ្រប់គ្រងហានិភ័យ ឲ្យស្របតាមផែនការអាជីវកម្មរបស់ធនាគារ ក្របខណ្ឌគ្រប់គ្រងហានិភ័យទូទៅ សម្រាប់សហគ្រាសទាំងមូល (Enterprise Wide Risk Management Framework «EWRM») របស់ក្រុមហ៊ុនមេ និងស្របតាមច្បាប់ និងបទប្បញ្ញត្តិ ដែលបានកំណត់។ - វាយតម្លៃ និងពិនិត្យ លើសំណើសុំអនុម័ត សម្រាប់ផលិតផលថ្មី ការវិនិយោគ អាជីវកម្ម យុទ្ធសាស្ត្រ និងផលិតផល ដែលត្រូវបានកែច្នៃ ដែលត្រូវអនុម័តជាគោលការណ៍ ឬផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល ដើម្បីធ្វើការអនុម័ត។ - ពិនិត្យ និងអនុម័តលើសំណើកែប្រែនីតិវិធី និងដំណើរការប្រតិបត្តិការ។
ការប្រតិបត្តិតាម	ជំរុញលើការគោរព តាមគោលការណ៍ និងកម្រិតហានិភ័យ។
ការកំណត់ និងវាស់វែងហានិភ័យ	- ដាក់ឲ្យប្រើប្រាស់ នូវវិធីសាស្ត្រដ៏សមស្រប ដើម្បីកំណត់ និងវាស់វែងហានិភ័យគ្រប់ស្ថានភាព។ - បង្កើតយុទ្ធសាស្ត្រសម្រាប់វាយតម្លៃ ត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យ ឲ្យស្ថិតក្នុងកម្រិតមួយដ៏សមស្រប។ - ពិភាក្សាសម្រេច លើវិធីសាស្ត្រ និងឧបករណ៍ សម្រាប់ធ្វើការវាស់វែង ទៅលើបរិមាណហានិភ័យផ្សេងៗ ដើម្បីសុំការអនុម័ត ពីក្រុមប្រឹក្សាភិបាល។
ហានិភ័យបច្ចេកវិទ្យា	- ត្រួតពិនិត្យជាប្រចាំ លើបញ្ហាដែលទាក់ទងនឹងហានិភ័យបច្ចេកវិទ្យា ដែលរួមមានសុវត្ថិភាពបច្ចេកវិទ្យា និងហានិភ័យអ៊ីនធើណែត និងទម្រង់គ្រប់គ្រងហានិភ័យបច្ចេកវិទ្យា និងឧប្បត្តិវិបត្តិហេតុធ្ងន់ធ្ងរ/ការមិនគោរពតាម ដើម្បីធានាថា បញ្ហាទាំងនេះត្រូវបានដោះស្រាយ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។ - ត្រួតពិនិត្យ លើហានិភ័យបច្ចេកវិទ្យាព័ត៌មានវិទ្យា រួមទាំងធ្វើការវាយតម្លៃហានិភ័យជាមុន លើសេវាកម្មធនាគារអេឡិចត្រូនិក ធ្វើការវាយតម្លៃហានិភ័យ នៃការផ្តល់សេវាបច្ចេកវិទ្យា ពីខាងក្រៅ ឬសេវាកម្មរបស់ភក្តីភាគី។ - ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍ លើក្របខណ្ឌ/គោលនយោបាយ ដែលពាក់ព័ន្ធនឹងហានិភ័យបច្ចេកវិទ្យា ការកែប្រែសំខាន់ មុនពេលដាក់ជូនក្រុមប្រឹក្សាភិបាលអនុម័ត។ - ត្រួតពិនិត្យឡើងវិញ នូវក្របខណ្ឌគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា និងកម្រិតកំណត់ហានិភ័យបច្ចេកវិទ្យា ដែលណែនាំដោយធនាគារមេ ដើម្បីយកមកអនុវត្ត ឬក៏ធ្វើមូលដ្ឋានីយកម្ម សម្រាប់អនុវត្ត នៅក្នុងធនាគារ។ - ធានាឲ្យមានការត្រួតពិនិត្យ ឲ្យបានគ្រប់គ្រាន់ និងរឹងមាំ លើប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា។
យុទ្ធសាស្ត្រប្រតិបត្តិតាម និងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម	- ផ្តល់អនុសាសន៍ សម្រាប់ការប្រតិបត្តិតាម និងយុទ្ធសាស្ត្រ សម្រាប់ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម របស់ធនាគារ - ជួយក្នុងការកំណត់គោលដៅ សម្រាប់ការប្រតិបត្តិតាម និង គ្រប់គ្រងហានិភ័យការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅគ្រប់បណ្តាញអាជីវកម្ម។
ក្របខណ្ឌការប្រតិបត្តិតាម និងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម	- ធ្វើការពិភាក្សា អំពីបញ្ហាប្រតិបត្តិតាម និងបញ្ហាហានិភ័យ ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីធានាថា បញ្ហាទាំងនេះត្រូវបានដោះស្រាយ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។ - ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍ក្របខណ្ឌ/គោលនយោបាយ ការប្រតិបត្តិតាម និងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការកែសម្រួលសំខាន់ ចំពោះក្របខណ្ឌ/គោលនយោបាយហានិភ័យ ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម	- ត្រួតពិនិត្យសមាសធាតុតារាងតុល្យការរបស់ធនាគារ រួមមានឥណទាន និងប្រាក់បញ្ញើ។ - ធានានូវការប្រកាន់ខ្ជាប់ នូវទ្រឹស្តីសន្តិយម (holistic approach) ក្នុងការគ្រប់គ្រងតារាងតុល្យការរបស់ធនាគារ តាមរយៈការគ្រប់គ្រងហានិភ័យអត្រាការប្រាក់ ប្រកបដោយប្រសិទ្ធភាព ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល ការគ្រប់គ្រងគម្លាតកម្រិតការប្រាក់ និងមូលធន។
ការថែរក្សាគុណភាពទ្រព្យសកម្ម	- ពិនិត្យថា ផ្នែកអាជីវកម្ម និងគណៈកម្មាធិការឥណទាននានា បានកំណត់ច្បាស់លាស់ នូវដំណើរការត្រួតពិនិត្យគុណភាពទ្រព្យសកម្ម និងគណនី ក្នុងការឃ្លាំមើល ដើម្បីកំណត់ បែងចែក រាយការណ៍ តាមដានឥណទាន ដែលមានបញ្ហា (ជាពិសេសគណនីមិនដំណើរការ) ស្របតាមគោលនយោបាយហានិភ័យឥណទាន/និយ័តករ/គោលនយោបាយ និងនីតិវិធីឥណទានផ្សេងៗ ដែលបានអនុម័ត/ស្តង់ដារគណនីផ្សេងៗ (ប្រសិនបើមាន)។ - ធានាថា ធនាគាររក្សាបាននូវគុណភាពទ្រព្យសកម្ម តាមរយៈការពិនិត្យតាមដានយ៉ាងហ្មត់ចត់ លើដំណើរការ និងការអនុម័ត លើឥណទានថ្មីៗ ព្រមទាំងការប្រមូលឥណទាន ដែលមិនដំណើរការ។ - សម្របសម្រួល នូវបញ្ហាដែលពាក់ព័ន្ធ ទៅនឹងការផ្ទេរគណនី រវាងផ្នែកអាជីវកម្ម និងក្រុមទារសំណង នៅពេលគណនីនោះ បានក្លាយជាមិនដំណើរការ និងផ្ទុយមកវិញ។ - ត្រួតពិនិត្យឡើងវិញ លើទ្រព្យសកម្ម ដែលមានទំនាក់ទំនងការកំណត់កម្រិតហានិភ័យ និងការទទួលយកហានិភ័យ (Risk Acceptance Criteria) របស់ធនាគារ និងផ្នែកអាជីវកម្មរួមមាន៖ - គណនីឃ្លាំមើល យឺតយ៉ាវ ឬមិនដំណើរការ - សិទ្ធិធននៃគណនី ដោយអាស្រ័យតាមប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត និង - បញ្ហាផ្សេងទៀត ដែលពាក់ព័ន្ធនឹងគុណភាពទ្រព្យសកម្ម។ - ពិនិត្យឡើងវិញ និងពិភាក្សា លើផតហ្វលីយ៉ូ និងរបាយការណ៍ឥណទានមិនដំណើរការ សម្រាប់ការកំណត់អត្តសញ្ញាណហានិភ័យ។
ការបន្តនិរន្តរភាពនៃអាជីវកម្ម	ពិនិត្យឡើងវិញ នូវផែនការបង្ការ (Contingency Plan) និងការគ្រប់គ្រងនិរន្តរភាព នៃអាជីវកម្ម (Business Continuity Management) សម្រាប់អនុវត្ត នៅពេលចាំបាច់ និងស្នើសុំការអនុម័ត ពីក្រុមប្រឹក្សាភិបាល ។
ការតែងតាំងសមាជិកគណៈកម្មាធិការ និងតែងតាំងអនុគណៈកម្មាធិការហានិភ័យ	- គណៈកម្មាធិការនេះ អាចអនុម័តរាល់ការផ្លាស់ប្តូរសមាជិក នៅក្នុងមុខងារ នៃសាជីវកម្ម (corporate function) ដដែល ដោយធ្វើការជូនដំណឹង ទៅកាន់ក្រុមប្រឹក្សាភិបាល។ រីឯរាល់ការផ្លាស់ប្តូរសមាជិក នៅក្រៅមុខងារ នៃសាជីវកម្ម ឬសំណើសុំកែប្រែ លើលក្ខន្តិកៈ (Terms of Reference) ត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាល មុននឹងអនុវត្ត។ - ពិនិត្យឡើងវិញ និងអនុម័ត លើលក្ខន្តិកៈ និងសមាសភាព នៃគណៈកម្មាធិការ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការហានិភ័យ រួមបញ្ចូលទាំងការតែងតាំង និងការដកចេញនូវសមាជិក និងអ្នកចូលរួម ក្នុងគណៈកម្មាធិការទាំងនេះ។

អភិបាលកិច្ចធនាគារ

សេចក្តីថ្លែងការណ៍ ស្តីពីអភិបាលកិច្ចធនាគារ

គណៈកម្មាធិការគ្រប់គ្រងនានា

គណៈកម្មាធិការគ្រប់គ្រង ដូចមានរៀបរាប់ខាងក្រោម ត្រូវបានបង្កើតឡើង ដើម្បីជួយការងាររបស់ប្រធាននាយកប្រតិបត្តិ និងគណៈគ្រប់គ្រង លើប្រតិបត្តិការអាជីវកម្មផ្សេងៗ និងជួយគាំទ្រដល់សកម្មភាពនានារបស់ធនាគារ៖

- គណៈកម្មាធិការគ្រប់គ្រង
- គណៈកម្មាធិការឥណទានកម្ពុជា
- គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្មកម្ពុជា



គណៈកម្មាធិការគ្រប់គ្រង

គណៈកម្មាធិការគ្រប់គ្រង រាយការណ៍ជូនក្រុមប្រឹក្សាភិបាល នូវបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងការងារប្រចាំថ្ងៃរបស់ធនាគារ។

សមាជិក	
ប៊ុន យ៉ន ប្រធាននាយកប្រតិបត្តិ	ប្រធាន
ហេង ធីតា*១ នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល	សមាជិក
ហេង តូរ៉ង់ នាយករតនាភិបាល និងទីផ្សារ	សមាជិក
ហុង ជឿប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម	សមាជិក
ប៊ុច សុម៉ាលី*២ នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល	សមាជិក
គៀន វឌ្ឍនា នាយកគ្រប់គ្រងហានិភ័យ	សមាជិក
ហេង វ៉ែន នាយកហិរញ្ញវត្ថុ	សមាជិក
អ៊ុំ ចិន្តាកក្តិ នាយកធនធានសាជីវកម្ម	សមាជិក
ហេង វិបុត្រ នាយកបច្ចេកវិទ្យា និងប្រតិបត្តិការ	សមាជិក
គី សាណា នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ	សមាជិក
អ៊ុក ថានិន នាយកគ្រប់គ្រងផលិតផល	សមាជិក
Seng Kok Wing*៣ នាយកយុទ្ធសាស្ត្រ	សមាជិក

កំណត់សម្គាល់៖

អ្នកចូលរួមអចិន្ត្រៃយ៍របស់គណៈកម្មាធិការ រួមមាននាយកសវនករផ្ទៃក្នុង និងនាយកប្រតិបត្តិតាម

*១ លាលែងពីតំណែង នាខែកក្កដា ឆ្នាំ២០២១

*២ តែងតាំងជា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល និងជាសមាជិក ចាប់តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២

*៣ តែងតាំងជា សមាជិក ចាប់តាំងពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២

តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការគ្រប់គ្រង មានដូចខាងក្រោម៖

- ផ្តល់ប្រឹក្សាជូនប្រធាននាយកប្រតិបត្តិ។
- ត្រួតពិនិត្យ និងវាយតម្លៃសកម្មភាពប្រតិបត្តិការរបស់នាយកដ្ឋានអាជីវកម្មនីមួយៗ រួមមានតែមិនកំណត់ត្រឹម ការត្រួតពិនិត្យ លើមុខងារនៃគណៈកម្មាធិការនានា ឬក្រុមការងារ ដែលបានបង្កើតឡើង ដោយគណៈកម្មាធិការគ្រប់គ្រង ដើម្បីអនុវត្តតួនាទីណាមួយ ប្រសិនបើចាំបាច់។
- ពិនិត្យរបាយការណ៍គ្រប់គ្រងហិរញ្ញវត្ថុ និងរបាយការណ៍គ្រប់គ្រងផ្សេងៗទៀតរបស់ធនាគារ។
- បង្កើតយុទ្ធសាស្ត្រ ផែនការអាជីវកម្ម និងផែនការថវិកា សម្រាប់ធនាគារ (រាប់បញ្ចូលទាំងចំណុច ដែលទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន)

- កំណត់ការងារ ដែលទាមទារឲ្យមានការសហការ ពីនាយកដ្ឋានច្រើន។
- ពិភាក្សាលើច្បាប់ និងបទប្បញ្ញត្តិសំខាន់ៗ។
- ការងារផ្សេងៗទៀត តាមការណែនាំរបស់ប្រធាននាយកប្រតិបត្តិ។
- ការងារផ្សេងៗទៀត តាមការណែនាំរបស់ក្រុមប្រឹក្សាភិបាល/ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុនមេ។



គណៈកម្មាធិការឥណទានកម្ពុជា

គណៈកម្មាធិការឥណទានកម្ពុជា ធ្វើរបាយការណ៍ជូនគណៈកម្មាធិការគ្រប់គ្រងហានិភ័យ នូវរាល់បញ្ហាទាក់ទងនឹងការងារឥណទានរបស់ធនាគារ។

សមាជិក	
គៀន វឌ្ឍនា នាយកគ្រប់គ្រងហានិភ័យ	ប្រធាន
ប៊ុន យ៉ន ប្រធាននាយកប្រតិបត្តិ / អភិបាលប្រតិបត្តិ	ប្រធានជំនួស
ហុង ជឿប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម	សមាជិក
ហេង ធីតា*១ នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល	សមាជិក
សំ វណ្ណៈ*២ នាយកឥណទានបុគ្គល	សមាជិក
ចំណាន វនិតា នាយកគ្រប់គ្រងឥណទាន	សមាជិក
John Chuah Keat Kong*៣ ទីប្រឹក្សាឥណទានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម	សមាជិក
គី សាណា នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ	សមាជិក
ហុង ប៊ុនរៀត នាយកផ្នែកអាជីវកម្ម នៃសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម	សមាជិក
Chong Kok Ping*៤ នាយកគ្រប់គ្រងឥណទានថ្នាក់តំបន់	សមាជិក
Lim Gek Peng*៤ ប្រធានគ្រប់គ្រងឥណទានពាណិជ្ជកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ	សមាជិក
Michael Ng Mun Seng*៥ នាយកវិភាគហានិភ័យឥណទានថ្នាក់តំបន់	សមាជិក

កំណត់សម្គាល់៖

*១ បានលាលែងពីតំណែង នាខែកក្កដា ឆ្នាំ២០២១

*២ សំ វណ្ណៈ ជាសមាជិក ដែលមានសំឡេងបោះឆ្នោត សម្រាប់សំណើឥណទាន ពីនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គលតែប៉ុណ្ណោះ មានប្រសិទ្ធភាពចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២

*៣ John Chuah Keat Kong ជាសមាជិក ដែលមានសំឡេងបោះឆ្នោតចាំបាច់ សម្រាប់សំណើឥណទាន ពីនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម ដែលស្ថិតនៅក្នុងកម្រិតកំណត់ឥណទានរបស់គណៈកម្មាធិការឥណទានកម្ពុជាតែប៉ុណ្ណោះ។

*៤ Chong Kok Ping ឬ Liew Chee How (នាយកគ្រប់គ្រងឥណទានថ្នាក់តំបន់ ជាសមាជិកជំនួស ក្នុងពេលអវត្តមានរបស់ Chong Kok Ping) ជាសមាជិក ដែលមានសំឡេងបោះឆ្នោតចាំបាច់ សម្រាប់សំណើឥណទាន ពីនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម និងនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម ដែលសំណើឥណទាននោះ ហួសពីសិទ្ធិអំណាចសម្រេចរបស់គណៈកម្មាធិការឥណទានកម្ពុជា

*៤ Lim Gek Peng ឬ Charly Kojongian (ប្រធានគ្រប់គ្រងឥណទានពាណិជ្ជកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ ជាសមាជិកជំនួស ក្នុងពេលអវត្តមានរបស់ Lim Gek Peng) ជាសមាជិក ដែលមានសំឡេងបោះឆ្នោតសម្រាប់តែសំណើឥណទាន ពាក់ព័ន្ធនឹងរតនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុតែប៉ុណ្ណោះ។

*៥ Michael Ng Mun Seng ឬ Leong Wai Chyi (ប្រធានគ្រប់គ្រងឥណទានគ្រឹះស្ថានហិរញ្ញវត្ថុ សមាជិកជំនួស ក្នុងពេលអវត្តមានរបស់ Michael Ng Mun Seng) ជាសមាជិក ដែលមានសំឡេងបោះឆ្នោតសម្រាប់សំណើឥណទាន ពីនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម នាយកដ្ឋានរតនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធនាគារតែប៉ុណ្ណោះ។

តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការឥណទាន មានដូចខាងក្រោម៖

ការអនុម័តពាក់ព័ន្ធនឹងឥណទាន

- ត្រួតពិនិត្យឡើងវិញ និងអនុម័ត លើឥណទាននីមួយៗរបស់ធនាគារ ក្នុងកម្រិតកំណត់ ឥណទាន ដែលក្រុមប្រឹក្សាភិបាលផ្តល់សិទ្ធិឱ្យ។
- ផ្តល់អនុសាសន៍ សម្រាប់ការសម្រេចរបស់ក្រុមប្រឹក្សាភិបាល លើរាល់សំណើឥណទាន ដែល ហួសពីសិទ្ធិអំណាចសម្រេចរបស់គណៈកម្មាធិការឥណទានកម្ពុជា។
- ត្រួតពិនិត្យឡើងវិញ និងអនុម័តចំណាត់ថ្នាក់ឥណទានផ្ទៃក្នុងរបស់អ្នកខ្ចីម្នាក់ៗ តាមដែល អាចអនុវត្តបាន។
- ធានាថា សមតុល្យឥណទានទាំងមូលរបស់ធនាគារ ស្របតាមគោលការណ៍ណែនាំ បទប្បញ្ញត្តិ ច្បាប់ និងស្របតាម គោលការណ៍ និងនីតិវិធីឥណទាន ដែលបានអនុម័ត ហើយស្ថិតនៅក្នុង កម្រិតហានិភ័យ ដែលអាចទទួលយកបានដោយធនាគារ។
- វាយតម្លៃសមតុល្យហានិភ័យ នៅពេលអនុម័តឥណទាន ដើម្បីធានាថា ឥណទានដែលផ្តល់ គឺ ស្ថិតនៅក្នុងកម្រិតហានិភ័យ ដែលអាចទទួលយកបាន ដោយធនាគារ។
- ត្រួតពិនិត្យឡើងវិញ និងអនុម័ត លើហ្វូស៊ីលីធីរៀបចំឡើងវិញ និងវិធានការទារសំណង ដែល រួមមានការទូទាត់សង ដោយសម្រេចសម្រួល និងឥណទាន ដែលត្រូវលុបចេញពីបញ្ជី ដែលនឹង ត្រូវអនុវត្ត ស្របតាមលក្ខខណ្ឌពិន័យ។
- ត្រួតពិនិត្យឡើងវិញ និងវាយតម្លៃផលិតផលឥណទានផ្សេងៗរបស់ធនាគារ ដើម្បីធានាថា ផលិតផលទាំងនោះ ត្រូវបានអនុវត្ត តាមបទដ្ឋាន និងគោលការណ៍ ដែលបានកំណត់ដោយ ក្រុមប្រឹក្សាភិបាល។
- អនុម័តការតែងតាំងដៃគូវិជ្ជាជីវៈ ដូចជាមេធាវី ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនវាយតម្លៃ អចលនទ្រព្យ។

មុខងារដទៃទៀត

- ធ្វើការទទួលខុសត្រូវ លើការតាមដានជាក់លាក់ណាមួយ អនុម័តដោយគណៈកម្មាធិការ ឥណទាន ទៅសមាជិកគណៈកម្មាធិការឥណទាន និង/ឬ អ្នកទទួលសិទ្ធិរួមដទៃទៀត (ដែល ជាសមាជិក នៃនាយកដ្ឋានគ្រប់គ្រងហានិភ័យ និង/ឬ សមាជិក នៃផ្នែកអាជីវកម្ម) លើបញ្ហា ពាក់ព័ន្ធនឹងសារស្នើ ដែលមានការផ្លាស់ប្តូរច្រើន ឬតិច (ដោយមិនរាប់បញ្ចូលការផ្លាស់ប្តូរ ចំនួនប្រាក់កម្ចី រយៈពេលកម្ចី និងទ្រព្យបញ្ចាំ ដែលត្រូវលក្ខិត ក្នុងកំណត់ហេតុប្រជុំរបស់ គណៈកម្មាធិការឥណទាន)។
- អនុម័តរាល់ការកែលម្អ លើឥណទាន ដែលមិនមានការផ្លាស់ប្តូរ លើមូលដ្ឋាន ឬកម្រិតកំណត់ ឥណទានទាបជាង ដែលបានអនុម័ត ដោយក្រុមប្រឹក្សាភិបាលពីមុន ស្របតាមការកំណត់ សិទ្ធិ ដោយក្រុមប្រឹក្សាភិបាល។
- បំពេញមុខងារដទៃទៀត តាមការណែនាំរបស់គណៈកម្មាធិការហានិភ័យ និង/ឬ ក្រុមប្រឹក្សា ភិបាល។

 គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្មកម្ពុជា

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្មកម្ពុជា រាយការណ៍ទៅគណៈកម្មាធិការ ហានិភ័យ អំពីហានិភ័យសន្ទនីយភាព និងបញ្ហានានា ដែលទាក់ទងនឹងទ្រព្យសកម្ម និងទ្រព្យអកម្ម របស់ធនាគារ។ គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម ជួបប្រជុំចំនួន ១៣ ដង ក្នុង ឆ្នាំ២០២១។

សមាជិក	
ប៊ុន យ៉ន ប្រធាននាយកប្រតិបត្តិ/អភិបាលប្រតិបត្តិ	ប្រធាន
ហេង ធីតា^១ នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល	សមាជិក
ប៊ុច សុម៉ាលី^២ នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល	សមាជិក
ហុង ជៀប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម	សមាជិក

សមាជិក	
ហេង វុទ្ធី នាយកហិរញ្ញវត្ថុ	សមាជិក
ហេង តូរ៉ង់ នាយករតនាភិបាល និងទីផ្សារ	សមាជិក
គី សាណា នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ	សមាជិក
គៀន វឌ្ឍនា នាយកគ្រប់គ្រងហានិភ័យ	សមាជិក
Seng Kok Wing^៣ នាយកយុទ្ធសាស្ត្រ	សមាជិក

កំណត់សម្គាល់៖

^១ បានលាលែងពីតំណែង នាខែកក្កដា ឆ្នាំ២០២១

^២ តែងតាំងជា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល និងសមាជិក នាថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២២

^៣ តែងតាំងជា នាយកយុទ្ធសាស្ត្រ និងសមាជិក នាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២២

តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្មកម្ពុជា មានដូច ខាងក្រោម៖

ត្រួតពិនិត្យតារាងតុល្យការ និងចំណូលការប្រាក់សុទ្ធ

- ត្រួតពិនិត្យឡើងវិញ និងវិភាគផែនការណ៍តារាងតុល្យការ តាមផ្នែកអាជីវកម្ម ទ្រព្យសកម្ម និង ទ្រព្យអកម្មចម្រុះ រូបិយប័ណ្ណ ភាពរីកចម្រើន និងប្រាក់ចំណេញ។
- ត្រួតពិនិត្យឡើងវិញ អំពីភាពខុសគ្នា រវាងតារាងតុល្យការជាក់ស្តែង ធៀបនឹងផែនការ ដែល អាចប៉ះពាល់ ទៅលើចំណូលការប្រាក់សុទ្ធ ផែនការហិរញ្ញប្បទាន និងថាតើធនាគារនៅតែ បន្តអនុវត្ត ក្នុងកម្រិតហានិភ័យ ដែលបានកំណត់ឬទេ។
- ត្រួតពិនិត្យឡើងវិញ អំពីចំណូលការប្រាក់សុទ្ធ និងនិន្នាការ ដោយរួមបញ្ចូលការព្យាករ ស្ថានភាព និងភាពខុសគ្នា ពីផែនការចំណូលការប្រាក់សុទ្ធ និងធ្វើការលម្អិតអំពីសកម្មភាព ដែលបានតម្រូវឱ្យបានត្រឹមត្រូវ។
- ត្រួតពិនិត្យឡើងវិញ អំពីផលប៉ះពាល់ លើប្រាក់ចំណេញ ទាំងក្នុងករណីសេដ្ឋកិច្ចធម្មតា និង ក្នុងករណីមានវិបត្តិសេដ្ឋកិច្ចផ្សេងៗ តាមការកំណត់សេណារីយ៉ូ ដែលអាចធ្វើបាន។
- ត្រួតពិនិត្យឡើងវិញ និងធានាថា ការកំណត់ថ្លៃផ្ទៃនៃហិរញ្ញប្បទាន គឺត្រឹមត្រូវ និងធ្វើជា អាជ្ញាកណ្តាល រវាងផ្នែកអាជីវកម្មទាំងអស់ ក្នុងការរៀបចំ និងការអនុវត្តការកំណត់ថ្លៃផ្ទៃ នៃហិរញ្ញប្បទាន និងលើកកម្ពស់តម្លាភាព ក្នុងធនាគារ។
- ពិនិត្យមើលកម្រិតតម្លៃ នៃចំណុចមូលដ្ឋាន ក្នុងបញ្ជីធនាគារ និងធានាថា ផលប៉ះពាល់ គឺស្ថិត នៅក្នុងដែនកំណត់ ក្នុងបញ្ជីធនាគារ (បើមាន)។

ផែនការយថាភាព នៃហិរញ្ញប្បទាន

- ត្រួតពិនិត្យឡើងវិញ អំពីផែនការណ៍យថាភាព នៃហិរញ្ញប្បទាន ដែលត្រូវបានចាត់ទុកថា ផែនការប្រតិបត្តិការ នៃអាជីវកម្ម និងសិក្សាលទ្ធភាព ដើម្បីធានាថា សកម្មភាពដែលតម្រូវដោយ អ្នកគ្រប់គ្រង អាចអនុវត្តទៅបាន។
- ធានាថា សូចនាករត្រឡប់លើកមុន ត្រូវបានធ្វើបច្ចុប្បន្នភាព និងសមស្រប។

ការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម

- ត្រួតពិនិត្យ លើក្របខណ្ឌគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម និងគោលការណ៍ (បើមាន) ដើម្បីធានាថា វាសមស្របតាមទំហំ និងភាពពេញលក្ខណៈ នៃប្រតិបត្តិការរបស់ធនាគារ នា ពេលបច្ចុប្បន្ន និងអនាគត។
- លើកកម្ពស់ភាពស្របគ្នា រវាងគោលការណ៍ និងការអនុវត្ត នៅក្នុងធនាគារ។
- ត្រួតពិនិត្យឡើងវិញ និងគាំទ្រ/អនុម័ត លើចំណាត់ការគ្រប់គ្រង (Management Action Triggers «MAT») សម្រាប់ហានិភ័យសន្ទនីយភាព និងហានិភ័យអត្រាការប្រាក់ នៅក្នុង បញ្ជីធនាគារ (interest rate risk in the banking book) អនុលោមតាមដែនកំណត់ ហានិភ័យសន្ទនីយភាព និងក្របខណ្ឌអភិបាលកិច្ចហានិភ័យអត្រាការប្រាក់ នៅក្នុងបញ្ជី ធនាគារ ដែលបានអនុម័ត។

អភិបាលកិច្ចធនាគារ

សេចក្តីថ្លែងការណ៍ ស្តីពីអភិបាលកិច្ចធនាគារ

- កំណត់ ពិនិត្យតាមដាន និងត្រួតពិនិត្យឡើងវិញ លើយុទ្ធសាស្ត្រជម្លៀសរបស់ធនាគារ (បើមាន)។
- ត្រួតពិនិត្យឡើងវិញ និងធានាថា ទម្រង់ហានិភ័យរបស់ធនាគារ គឺស្ថិតនៅក្រោមចំណាត់ការគ្រប់គ្រង ឬដែនកំណត់នៃហានិភ័យសន្ទនីយភាព និងហានិភ័យអត្រាការប្រាក់ នៅក្នុងបញ្ជីធនាគារ រួមទាំងលទ្ធផលពីការពិសោធន៍ផ្ទៃក្នុង និងការពិសោធន៍ តាមបទប្បញ្ញត្តិពេលមានវិបត្តិដោយរូបិយប័ណ្ណគោល។
- ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍គំរូថ្មី សម្រាប់គ្រប់គ្រងហានិភ័យទ្រព្យសកម្ម និងទ្រព្យអសកម្ម ពីគំរូអាកប្បកិរិយាផ្ទៃក្នុង ទៅគណៈកម្មាធិការហានិភ័យ ដើម្បីអនុម័ត។
- កំណត់ និងត្រួតពិនិត្យឡើងវិញ លើសន្ទនីយភាពរបស់ធនាគារ តម្រូវការហិរញ្ញប្បទាន និងការអនុវត្តសមស្រប តាមតម្រូវការទាំងនេះ។

ការគ្រប់គ្រងហានិភ័យទីផ្សារ

- ត្រួតពិនិត្យវិធីសាស្ត្រវាស់វែងហានិភ័យទីផ្សាររបស់ធនាគារ ទាំងវិធីសាស្ត្រ និងប្រព័ន្ធផ្ទៃក្នុង និងបទប្បញ្ញត្តិណា ដែលអនុវត្តបាន។
- ពិនិត្យ និងផ្តល់អនុសាសន៍ លើលទ្ធផល ប៉ារ៉ាម៉ែត្រគំរូ ការផ្ទៀងផ្ទាត់គំរូ សម្រាប់គណៈកម្មាធិការហានិភ័យអនុម័ត។
- ពិនិត្យ និងស្នើកម្រិតហានិភ័យទីផ្សារប្រចាំឆ្នាំ និងផ្តល់អនុសាសន៍ ជូនដល់គណៈកម្មាធិការហានិភ័យ ដើម្បីអនុម័ត។
- ពិនិត្យ និងអនុម័តការផ្លាស់ប្តូរបណ្តោះអាសន្ន តាមពេលវេលាកំណត់ ចំពោះកម្រិតហានិភ័យទីផ្សារ។

សិទ្ធិអំណាច នៃការអនុម័ត

- ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍ក្របខណ្ឌគ្រប់គ្រងហានិភ័យទ្រព្យសកម្ម និងទ្រព្យអសកម្ម និងគោលការណ៍ (បើមាន) ទៅគណៈកម្មាធិការហានិភ័យ ដើម្បីអនុម័ត។
- ត្រួតពិនិត្យឡើងវិញ និងអនុម័ត លើវិធីសាស្ត្រ និងបទដ្ឋានគ្រប់គ្រងហានិភ័យទ្រព្យសកម្ម និងទ្រព្យអសកម្ម (បើមាន) ដើម្បីគោរពតាមគោលការណ៍ ដែលបានអនុម័ត។
- ត្រួតពិនិត្យឡើងវិញ និងអនុម័តការក្រិតតាមខ្នាតប្រចាំឆ្នាំ រួមទាំងលទ្ធផលតេស្តត្រឡប់ដែលត្រូវបានប្រើ សម្រាប់កំណត់ដែនកំណត់សន្ទនីយភាព និងហានិភ័យអត្រាការប្រាក់នៅក្នុងបញ្ជីធនាគារ ។
- ត្រួតពិនិត្យឡើងវិញ និងអនុម័ត លើវិធីសាស្ត្រ គោលការណ៍ ក្របខណ្ឌនៃការកំណត់ថ្លៃផ្ទេរនៃហិរញ្ញប្បទាន សម្រាប់ធនាគារ។
- ត្រួតពិនិត្យឡើងវិញ និងគាំទ្រដែនកំណត់ និងកម្រិតហានិភ័យ សម្រាប់ហានិភ័យសន្ទនីយភាព និងហានិភ័យអត្រាការប្រាក់ នៅក្នុងបញ្ជីធនាគារ ដែលអនុម័តដោយក្រុមប្រឹក្សាភិបាល។
- គាំទ្រគោលការណ៍ និងគោលនយោបាយហានិភ័យទីផ្សារ និងផ្តល់អនុសាសន៍ ដល់គណៈកម្មាធិការហានិភ័យរបស់ធនាគារ ដើម្បីអនុម័ត។
- អនុម័តវិធីសាស្ត្រ និងបទដ្ឋានហានិភ័យទីផ្សារ ស្របតាមស្តង់ដារអនុម័ត និងគោលការណ៍អភិបាលកិច្ចហានិភ័យរបស់ធនាគារ។
- ត្រួតពិនិត្យឡើងវិញ និងអនុម័តតម្លៃ សម្រាប់ផលិតផលថ្មីរបស់ធនាគារ។
- អនុម័តការផ្ទេរការទទួលខុសត្រូវ លើការកំណត់តម្លៃនៃប្រាក់បញ្ញើធនាគារ ស្របតាមការផ្ទេរសិទ្ធិ ពីក្រុមប្រឹក្សាភិបាល។
- អនុម័តលើសំណើតម្លៃ ផ្នែកលើសិទ្ធិអំណាច ដែលបានផ្តល់ជូន។
- លើកឡើងទៅគណៈកម្មាធិការហានិភ័យ រាល់ការបំពានចំណាត់ការគ្រប់គ្រង ឬដែនកំណត់ (ដែលមិនពាក់ព័ន្ធនឹងច្បាប់) ដែលមិនខុសឆ្ងាយ ពីដែនកំណត់ហានិភ័យ ដែលបានកំណត់ និងដើមទុន ឬសន្ទនីយភាព ឬកេរ្តិ៍ឈ្មោះធនាគារ។

គណនេយ្យភាព និងសវនកម្ម

ការធ្វើរបាយការណ៍ហិរញ្ញវត្ថុ

ដោយយោងតាមច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ឆ្នាំហិរញ្ញវត្ថុនីមួយៗ ត្រូវរៀបចំឡើង។ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ

កម្ពុជា (Cambodian International Financial Reporting Standards ហៅកាត់ថា «CIFRS») ហើយបានបង្ហាញត្រឹមត្រូវ នូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តម្រូវឲ្យក្រុមប្រឹក្សាភិបាល៖

- i) ប្រើប្រាស់គោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ប្រមាណសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន បន្ទាប់ពីនោះ ត្រូវអនុវត្តគោលការណ៍ទាំងនោះឲ្យបានស៊ីសង្វាក់គ្នា។
- ii) អនុវត្តតាមការណែនាំគ្រង់ព័ត៌មានរបស់ CIFRS ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឲ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវលាតត្រដាង ពន្យល់ និងកំណត់បរិមាណ ឲ្យបានត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- iii) រក្សាទុកបញ្ជីគណនេយ្យ ឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ប្រកបដោយប្រសិទ្ធភាព។
- iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃអាជីវកម្ម លើកលែងតែមានករណីមិនសមរម្យ ក្នុងការសន្មតថា ធនាគារអាចនឹងបន្តប្រតិបត្តិការអាជីវកម្ម នៅពេលអនាគតដ៏ខ្លី និង
- v) ត្រួតពិនិត្យ និងដឹកនាំធនាគារ ដោយចូលរួមលើរាល់ការសម្រេចចិត្តសំខាន់ៗទាំងអស់ ដែលជះឥទ្ធិពល ដល់ប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការទាំងនេះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល មានសេចក្តីពេញចិត្តនឹងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការបង្ហាញនូវសមតុល្យភាព និងការវាយតម្លៃ អំពីស្ថានភាពហិរញ្ញវត្ថុ និងការព្យាករណ៍ថ្លៃអនាគត ប្រកបដោយភាពត្រឹមត្រូវ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដូចមានបង្ហាញនៅក្នុងរបាយការណ៍របស់អភិបាល នៅក្នុងទំព័រ ៤៤ ដល់ ៤៥ ស្តីពីរបាយការណ៍ហិរញ្ញវត្ថុនៃរបាយការណ៍ប្រចាំឆ្នាំនេះ។

គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្ម ជួយក្រុមប្រឹក្សាភិបាល ក្នុងការត្រួតពិនិត្យដំណើរការ នៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។ លទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាស និងប្រចាំឆមាសរបស់ធនាគារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ត្រូវត្រួតពិនិត្យឡើងវិញដោយគណៈកម្មាធិការសវនកម្ម និងអនុម័តដោយក្រុមប្រឹក្សាភិបាល មុនពេលផ្តល់ជូនធនាគារជាតិ នៃកម្ពុជា។

ការត្រួតពិនិត្យផ្ទៃក្នុង

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវរួម លើការរក្សានូវប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ឲ្យមានភាពល្អប្រសើរ ដែលរួមមានដូចជាការត្រួតពិនិត្យ លើហិរញ្ញវត្ថុ ការធ្វើប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ការគោរពច្បាប់ និងបទប្បញ្ញត្តិនានា ក៏ដូចជាការគ្រប់គ្រងហានិភ័យ។ ទំហំ និងភាពស្មុគស្មាញ នៃអាជីវកម្មរបស់ធនាគារ ទាមទារឲ្យមានជាចាំបាច់ នូវការគ្រប់គ្រង និងការបែងចែកហានិភ័យត្រឹមត្រូវ។ លក្ខណៈនៃហានិភ័យទាំងនេះ មានន័យថា ព្រឹត្តិការណ៍ទាំងឡាយអាចនឹងកើតមានឡើង ហើយបណ្តាលឲ្យមានការខាតបង់ ដោយមិនអាចដឹងមុន និងចៀសវាងបាន។ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធ ត្រូវបានរៀបចំឡើង ដើម្បីផ្តល់នូវការធានាដ៏សមហេតុផលមួយ បើទោះបីជាវាមិនអាចធានាទាំងស្រុង ចំពោះហានិភ័យ ដែលកើតចេញពីកំហុសធ្ងន់ធ្ងរ ការកេងបន្លំ ឬការខាតបង់ ដែលកើតមានក្តី។

ក្រុមប្រឹក្សាភិបាល បានចាត់ទុកថា ក្របខណ្ឌ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងនីតិវិធី ត្រូវបានអនុវត្តដោយគណៈគ្រប់គ្រងរបស់ធនាគារ ក្នុងឆ្នាំហិរញ្ញវត្ថុ រហូតដល់កាលបរិច្ឆេទ នៃរបាយការណ៍នេះ និងមានគ្រប់គ្រាន់ ស្របតាមតម្រូវការរបស់ធនាគារ ក្នុងបរិយាកាសអាជីវកម្ម នាពេលបច្ចុប្បន្ន។ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ត្រូវបានរៀបចំឡើង សម្រាប់ផ្តល់នូវការធានាដ៏សមស្របមួយ បើទោះបីជាវាមិនអាចធានាទាំងស្រុង ដើម្បីបង្កើតឲ្យបាននូវបទដ្ឋានជាក់លាក់មួយ សម្រាប់ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងជួយធនាគារ ក្នុងការគ្រប់គ្រងហានិភ័យ លើការបរាជ័យ ក្នុងការសម្រេចគោលដៅអាជីវកម្មក្តី ប៉ុន្តែវាប្រសើរជាងការលុបចោលនូវប្រព័ន្ធត្រួតពិនិត្យនេះដែរ។

សេចក្តីថ្លែងការណ៍ អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលបង្ហាញពីស្ថានភាពត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ មានបង្ហាញនៅក្នុងទំព័រ ៤៧ ដល់ ៤៩ នៃរបាយការណ៍ប្រចាំឆ្នាំនេះ។

សេចក្តីថ្លែងការណ៍ ស្តីពីអភិបាលកិច្ចធនាគារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

របាយការណ៍គណៈកម្មាធិការសវនកម្ម

សេចក្តីសង្ខេប

គណៈកម្មាធិការសវនកម្ម នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ប្តេជ្ញាបំពេញតួនាទីរបស់ខ្លួន ក្នុងការធានានូវការអនុវត្ត អភិបាលកិច្ចយ៉ាងល្អប្រសើរ ព្រមទាំងធានានូវការត្រួតពិនិត្យ លើរបាយការណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ។

១. សមាជិកចូលរួមកិច្ចប្រជុំ

ព័ត៌មានលម្អិត នៃសមាសភាពគណៈកម្មាធិការសវនកម្ម និងកិច្ចប្រជុំគណៈកម្មាធិការសវនកម្ម ដែលបានរៀបចំឡើងក្នុងឆ្នាំ ២០២១ មានរៀបរាប់ដូចខាងក្រោម៖

សមាជិក	មុខងារ	បានចូលរួម	ចំនួនកិច្ចប្រជុំ
បណ្ឌិត ម៉ី កល្យាណ ^១	អភិបាលឯករាជ្យមិនប្រតិបត្តិ / ប្រធាន	៦	៦
ឡុង ប៉ាង ^២	អភិបាលឯករាជ្យមិនប្រតិបត្តិ / ប្រធានក្រុមប្រឹក្សាភិបាល	មិនមាន	មិនមាន
Datuk Mohd Nasir Bin Ahmad	អភិបាលឯករាជ្យមិនប្រតិបត្តិ	៦	៦
Aisyah Lam Binti Abdullah	អភិបាលឯករាជ្យមិនប្រតិបត្តិ	៦	៦

កំណត់សម្គាល់៖

^១ ចូលនិវត្តន៍ពីតំណែងជា ប្រធានគណៈកម្មាធិការ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២

^២ តែងតាំងជា ប្រធានគណៈកម្មាធិការ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ បន្តតំណែងពីបណ្ឌិត ម៉ី កល្យាណ

បន្ថែមលើកិច្ចប្រជុំគណៈកម្មាធិការសវនកម្មទាំង ៦ លើក ដែលរៀបចំឡើង ដើម្បីដោះស្រាយកិច្ចការក្នុងធនាគារ គណៈកម្មាធិការសវនកម្ម បានរៀបចំកិច្ចប្រជុំមួយលើក ជាមួយគណៈកម្មាធិការសវនកម្ម របស់ស៊ីអាយអិមប៊ី គ្រុប ហូលឌីង និងស៊ីអាយអិមប៊ី ប៊ែងកឺង (Banking) គ្រុប។

ប្រធានគណៈកម្មាធិការសវនកម្ម ធ្វើសេចក្តីរាយការណ៍ ជូនក្រុមប្រឹក្សាភិបាល ដោយសង្ខេបអំពីបញ្ហាទាំងឡាយណា ដែលត្រូវបានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការសវនកម្មរបស់ខ្លួន។

កិច្ចពិភាក្សាផ្សេងៗ នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសវនកម្ម មានភាពស្ងាហាប់ និងពិស្តារ និងជាទូទៅ មានរយៈពេលប្រជុំប្រហែល ២ ទៅ ៣ ម៉ោង។ កំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មាធិការសវនកម្ម ក៏បានដាក់ជូនសមាជិកក្រុមប្រឹក្សាភិបាលផងដែរ។

២. សិទ្ធិអំណាច

គណៈកម្មាធិការសវនកម្ម គឺជាគណៈកម្មាធិការមួយ ដែលទទួលបានការផ្ទេរសិទ្ធិ ពីក្រុមប្រឹក្សាភិបាល។ នៅក្នុងការអនុវត្តតួនាទីរបស់ខ្លួន គណៈកម្មាធិការសវនកម្ម មានសិទ្ធិអំណាចពេញលេញ ក្នុងការធ្វើការស៊ើបអង្កេត លើបញ្ហានានា ដូចមានចែងនៅក្នុងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការសវនកម្ម។ គណៈកម្មាធិការនេះ មានសិទ្ធិពេញលេញ ក្នុងការចូលរួម និងទាមទារឲ្យមានការសហការ ពីគណៈគ្រប់គ្រង ព្រមទាំងមានឆន្ទានុសិទ្ធិពេញលេញ ក្នុងការអញ្ជើញអភិបាល ឬមន្ត្រីប្រតិបត្តិណាម្នាក់ ចូលរួមក្នុងកិច្ចប្រជុំរបស់ខ្លួន។ គណៈកម្មាធិការសវនកម្ម មានសិទ្ធិពេញលេញ និងគ្មានដែនកំណត់ ក្នុងការទទួលបាននូវព័ត៌មានផ្សេងៗ ព្រមទាំងការទទួលយកការប្រឹក្សាយោបល់ ពីអ្នកជំនាញឯករាជ្យ ក្នុងករណីចាំបាច់ ដោយរាល់ចំណាយ ដែលពាក់ព័ន្ធទាំងអស់ ជាបន្ទុករបស់ធនាគារ។ ធនាគារត្រូវផ្តល់ ធនធានចាំបាច់នានា ដល់គណៈកម្មាធិការសវនកម្ម ដើម្បីឲ្យគណៈកម្មាធិការសវនកម្ម បំពេញការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។

អភិបាលកិច្ចធនាគារ

របាយការណ៍គណៈកម្មាធិការសវនកម្ម

៣. តួនាទី និងការកិច្ចរបស់គណៈកម្មាធិការសវនកម្ម

តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការសវនកម្ម មានដូចខាងក្រោម៖

ចំណុចគន្លឹះ នៃការទទួលខុសត្រូវ	ការទទួលខុសត្រូវ
ការត្រួតពិនិត្យផ្ទៃក្នុង/ការគ្រប់គ្រងហានិភ័យ/អភិបាលកិច្ច	ពិនិត្យឡើងវិញ លើប្រសិទ្ធភាព នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដំណើរការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ច ក្នុងសម្ព័ន្ធធនាគារ ស្របតាមលក្ខខណ្ឌតម្រូវ នៅក្នុងប្រកាស ស្តីពីអភិបាលកិច្ចនៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
សវនកម្មផ្ទៃក្នុង	ក. ធានាថា មុខងារសវនកម្មផ្ទៃក្នុង បានរៀបចំឈ្មួញស៊ើប ដើម្បីធ្វើការត្រួតពិនិត្យ ឬអង្កេត ក្នុងនាមគណៈកម្មាធិការសវនកម្ម ហើយមុខងារនេះត្រូវស្ថិតនៅក្រោមអំណាច និងការគ្រប់គ្រងផ្ទាល់ពីគណៈកម្មាធិការសវនកម្ម។ ខ. ពិនិត្យ និងអនុម័តវិសាលភាពការងារសវនកម្មផ្ទៃក្នុង ឆ្នាំរៀង ចំនួនដង នៃការធ្វើសវនកម្មផ្ទៃក្នុង និងគម្រោងសវនកម្មប្រចាំឆ្នាំ។ គ. មើលការខុសត្រូវ លើប្រសិទ្ធភាព នៃមុខងារសវនកម្មផ្ទៃក្នុង សមត្ថភាពបុគ្គលិក និងភាពគ្រប់គ្រាន់ នៃធនធានរបស់សវនកម្មផ្ទៃក្នុង និងពិនិត្យមើលថា តើមុខងារនោះបានទទួលអំណាចចាំបាច់ ដើម្បីបំពេញការងារឬនៅ។ ឃ. ពិនិត្យរបាយការណ៍សំខាន់ៗ និងធានាថា គណៈគ្រប់គ្រង ចាត់វិធានការណ៍កែតម្រូវទាន់ពេលវេលា ដើម្បីដោះស្រាយចំណុចខ្សោយ ក្នុងការគ្រប់គ្រង ការមិនបានអនុវត្តពេញលេញ តាមគោលនយោបាយ ការតម្រូវរបស់ច្បាប់ និងបទប្បញ្ញត្តិនានា និងបញ្ហាផ្សេងទៀត ដែលរកឃើញដោយសវនកម្មផ្ទៃក្នុង ក៏ដូចជាផ្នែក ដែលទទួលខុសត្រូវការគ្រប់គ្រងផ្ទៃក្នុងដទៃទៀត។ ង. កត់សម្គាល់ការមិនឯកភាពសំខាន់ៗ រវាងនាយកសវនកម្មផ្ទៃក្នុង និងគណៈគ្រប់គ្រងដទៃទៀត មិនថាការមិនឯកភាពនោះ ត្រូវបានដោះស្រាយរួច ដើម្បីកំណត់ផលប៉ះពាល់ ដែលការមិនឯកភាពទាំងនោះអាចមាន ចំពោះដំណើរការសវនកម្ម ឬលទ្ធផលសវនកម្ម ដែលលើកឡើង ដោយសវនករ។ ច. ធានាការគោរពតាមច្បាប់ និងបទប្បញ្ញត្តិ ដែលអនុវត្ត ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធានាថា របាយការណ៍របស់សវនកម្មផ្ទៃក្នុង និងមិនតម្រូវឲ្យត្រួតពិនិត្យ ដោយគណៈគ្រប់គ្រងឡើយ។ ឆ. បង្កើតយន្តការ ដើម្បីវាយតម្លៃការបំពេញតួនាទី និងប្រសិទ្ធភាពរបស់មុខងារសវនកម្មផ្ទៃក្នុង។ ជ. វាយតម្លៃសកម្មភាពប្រតិបត្តិការ និងធ្វើសេចក្តីសម្រេច អំពីកញ្ចប់តម្លៃការរបស់នាយកសវនកម្មផ្ទៃក្នុង។ ឈ. អនុម័តលើការតែងតាំង ការផ្លាស់ប្តូរ និងការបណ្តេញចេញនាយកសវនកម្មផ្ទៃក្នុង ឬបុគ្គលិកជាន់ខ្ពស់ ដែលបំពេញមុខងារជា សវនកម្មផ្ទៃក្នុង និងត្រូវទទួលបានការជូនដំណឹង អំពីការលាល័យរបស់បុគ្គលិកជាន់ខ្ពស់ជា សវនកម្មផ្ទៃក្នុង ហើយត្រូវផ្តល់ឱកាសឲ្យសមាជិក ដែលបានដាក់ពាក្យលាល័យប៉ុន្មាន បញ្ជាក់ប្រាប់ពីមូលហេតុ នៃការលាល័យ។
សវនកម្មខាងក្រៅ	ក. ផ្តល់អនុសាសន៍ ដល់ក្រុមប្រឹក្សាភិបាល លើការតែងតាំង ការបញ្ឈប់ និងកញ្ចប់តម្លៃការរបស់សវនករខាងក្រៅ។ ខ. ពិភាក្សា និងពិនិត្យមើលឡើងវិញ ជាមួយសវនករខាងក្រៅ មុននឹងចាប់ផ្តើមធ្វើសវនកម្ម អំពីលក្ខណៈ និងទំហំការងារសវនកម្ម ហើយធានាលើការសម្របសម្រួល ក្នុងការណ៍មានក្រុមហ៊ុនសវនកម្មច្រើនចូលរួម។ គ. វាយតម្លៃ អំពីគោលដៅ ការបំពេញការងារ និងឯករាជ្យភាពរបស់សវនករខាងក្រៅ (ឧទាហរណ៍ ដោយការពិនិត្យ និងវាយតម្លៃ ពីទំនាក់ទំនងផ្សេងៗ រវាងសវនករខាងក្រៅ និងធនាគារ)។ ឃ. អនុម័ត លើការផ្តល់សេវា ដែលមិនទាក់ទងនឹងការងារសវនកម្ម ដែលផ្តល់ដោយសវនករខាងក្រៅ និងតាមដាន និងធ្វើការវាយតម្លៃថា តើសេវានោះអាចនឹងប៉ះពាល់ ដល់ឯករាជ្យភាពរបស់ពួកគាត់ឬទេ។ ង. ធានាថា មានការពិនិត្យច្បាស់លាស់ លើលក្ខខណ្ឌ នៃការផ្តល់សេវា ដែលមិនទាក់ទងនឹងការងារសវនកម្ម ដើម្បីចៀសវាងការប៉ះពាល់ដល់ការវិនិច្ឆ័យ ប្រកបដោយឯករាជ្យភាពរបស់សវនករខាងក្រៅ។ ច. ធានាថា របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា ដោយមានការត្រួតពិនិត្យឡើងវិញជាប្រចាំ លើភាពគ្រប់គ្រាន់ នៃការធ្វើសំវិធានធន ដែលចាំបាច់និងចំពោះបំណុលអាក្រក់ និងសង្ស័យ។ ឆ. រក្សាការទំនាក់ទំនងស្មោះត្រង់ បើកចំហ ទាន់ពេលវេលា និងទៀងទាត់ ជាមួយសវនករខាងក្រៅ និងតម្រូវឲ្យសវនករខាងក្រៅ វាយការណ៍មកកាន់គណៈកម្មាធិការសវនកម្ម អំពីបញ្ហាសំខាន់ៗ (ដោយមិនមានវត្តមានរបស់គណៈគ្រប់គ្រង ប្រសិនបើចាំបាច់)។ ជ. ពិនិត្យឡើងវិញ លើរបាយការណ៍គ្រប់គ្រងផ្ទៃក្នុងរបស់សវនករខាងក្រៅ និងធានាថា គណៈគ្រប់គ្រង ចាត់វិធានការណ៍កែតម្រូវ ដើម្បីឆ្លើយតបទៅនឹងលទ្ធផលសវនកម្មខាងក្រៅ និងអនុសាសន៍ ដែលលើកឡើង ដោយសវនករខាងក្រៅ ទាន់ពេលវេលា។ ឈ. តាមដាន និងវាយតម្លៃប្រសិទ្ធភាពការងាររបស់សវនករខាងក្រៅ រួមទាំងជួបប្រជុំ ជាមួយសវនករខាងក្រៅ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដោយមិនមានវត្តមានរបស់គណៈគ្រប់គ្រង ដើម្បីពិភាក្សា លើបញ្ហាគន្លឹះសំខាន់ៗ និងស្នើសុំយោបល់ ពីសវនករខាងក្រៅវិញ។
លទ្ធផលសវនកម្ម ការត្រួតពិនិត្យផ្ទៃក្នុង និងបញ្ហានៃការប្រតិបត្តិតាមច្បាប់	ពិនិត្យឡើងវិញ លើលទ្ធផលនៃការអង្កេតសំខាន់ៗ លទ្ធផលសវនកម្មជាប្រចាំ និងការត្រួតពិនិត្យផ្ទៃក្នុង និងការប្រតិបត្តិតាមច្បាប់ ដែលរាយការណ៍ដោយសវនករផ្ទៃក្នុង សវនករខាងក្រៅ និងសវនកររបស់និយ័តករ។
របាយការណ៍ហិរញ្ញវត្ថុ	ពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស និងប្រចាំឆ្នាំ មុនពេលទទួលបានអនុម័ត ពីក្រុមប្រឹក្សាភិបាល ដោយផ្តោតសំខាន់លើ៖ - ការផ្លាស់ប្តូរណាមួយ នៅក្នុងការអនុវត្ត និងគោលការណ៍គណនេយ្យ - បញ្ហាសំខាន់ៗ ដែលបានលើកឡើង រួមទាំងបញ្ហាទាក់ទងនឹងការរាយការណ៍ហិរញ្ញវត្ថុ ការវិនិច្ឆ័យសំខាន់ៗរបស់គណៈគ្រប់គ្រង ព្រឹត្តិការណ៍ ឬប្រតិបត្តិការមិនប្រក្រតី និងសំខាន់ៗនិងរបៀប ដែលបញ្ហាទាំងអស់ត្រូវបានបង្ហាញ - ការធ្វើសេចក្តីសន្និដ្ឋាន ពីបញ្ហាដែលកំពុងកើតឡើង និង - ការប្រតិបត្តិតាមស្តង់ដារគណនី និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ និងបទប្បញ្ញត្តិច្បាប់ដទៃផ្សេងទៀត
ប្រតិបត្តិការរបស់ភាគីសម្ព័ន្ធព្យាបាល	ពិនិត្យរាល់ប្រតិបត្តិការធ្វើឡើង ជាមួយភាគីសម្ព័ន្ធព្យាបាល និងជូនដំណឹងដល់ក្រុមប្រឹក្សាភិបាល ពីប្រតិបត្តិការទាំងនោះ។
ការពិនិត្យរបាយការណ៍ ពាក់ព័ន្ធនឹងរបាយការណ៍ហិរញ្ញវត្ថុ	ពិនិត្យភាពត្រឹមត្រូវ និងភាពគ្រប់គ្រាន់ នៃសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល នៅក្នុងរបាយការណ៍ក្រុមប្រឹក្សាភិបាល ការបង្ហាញពីអភិបាលកិច្ចធនាគារ របាយការណ៍ហិរញ្ញវត្ថុ និងសេចក្តីប្រកាសដំបូង ពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។
ការតាមដានការអនុវត្តតាមគោលនយោបាយទំនាស់ផលប្រយោជន៍	តាមដានការអនុវត្តតាមគោលនយោបាយ ស្តីពីទំនាស់ផលប្រយោជន៍របស់ធនាគារ
ការពិនិត្យក្របខណ្ឌគ្រប់គ្រងផ្ទៃក្នុងផ្សេងៗទៀត	ពិនិត្យមតិយោបល់របស់ភាគីទីបី ចំពោះរចនាសម្ព័ន្ធ និងប្រសិទ្ធភាព នៃក្របខណ្ឌគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារ ក. ទាក់ទងជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់ ជាទៀងទាត់ ដើម្បីទទួលបានព័ត៌មាន អំពីបញ្ហាដែលប៉ះពាល់ ដល់ធនាគារ។ ខ. កោះប្រជុំ ជាមួយសវនករផ្ទៃក្នុង សវនករខាងក្រៅ ឬទាំងពីរ ក្នុងពេលតែមួយ មើយលំដាប់ចាំបាច់។ គ. ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស និងប្រចាំឆ្នាំ សម្រាប់ដាក់បញ្ចូល ទៅឲ្យក្រុមប្រឹក្សាភិបាលរបស់ធនាគារ និងធានានូវការបោះពុម្ពផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំបានរហ័ស។

៤. សេចក្តីសង្ខេបសកម្មភាពផ្សេងៗ ក្នុងឆ្នាំ ២០២១

៤.១. គណៈកម្មាធិការសវនកម្ម

- ក. បានត្រួតពិនិត្យឡើងវិញ និងអនុម័តយល់ព្រម លើផែនការសវនកម្មប្រចាំឆ្នាំ វិសាលភាពការងារ និងតម្រូវការផ្នែកធនធានរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង។
- ខ. បានត្រួតពិនិត្យវិធីសាស្ត្ររបស់សវនកម្មផ្ទៃក្នុង ក្នុងការវាយតម្លៃកម្រិតហានិភ័យ ក្នុងវិស័យផ្សេងៗ ដែលអាចធ្វើសវនកម្មបាន និងធានាថា មុខងារសវនកម្មផ្ដោតសំខាន់ទៅលើវិស័យ ដែលមានកម្រិតហានិភ័យខ្ពស់។
- គ. បានត្រួតពិនិត្យឡើងវិញ នូវភាពគ្រប់គ្រាន់ និងប្រសិទ្ធភាព នៃប្រព័ន្ធត្រួតពិនិត្យនានា ការធ្វើរបាយការណ៍ និងការគ្រប់គ្រងហានិភ័យ ដើម្បីធានាថា មានវិធីសាស្ត្រជាប្រព័ន្ធមួយ ក្នុងការកំណត់ វាយតម្លៃ និងកាត់បន្ថយហានិភ័យ លើវិស័យនានា។
- ឃ. បានត្រួតពិនិត្យឡើងវិញ នូវប្រសិទ្ធភាពនៃប្រតិបត្តិការ និងការប្រើប្រាស់ធនធានទាំងអស់ នៅក្នុងធនាគារដោយសន្សំសំចៃ។
- ង. បានត្រួតពិនិត្យឡើងវិញ អំពីការតែងតាំងសវនករខាងក្រៅ ព្រមទាំងឯករាជ្យភាព និងប្រសិទ្ធភាពការងាររបស់ សវនករខាងក្រៅផងដែរ។
- ច. បានត្រួតពិនិត្យឡើងវិញ នូវផែនការសវនកម្មរបស់សវនករខាងក្រៅ វិសាលភាពការងារ និងលទ្ធផលនៃសវនកម្មប្រចាំឆ្នាំរបស់ធនាគារ។
- ឆ. បានជួបជាមួយសវនករខាងក្រៅ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយពុំមានវត្តមានរបស់គណៈគ្រប់គ្រង និងអភិបាលប្រតិបត្តិ ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនានា និងស្នើសុំយោបល់កែតម្រូវ ពីសវនករខាងក្រៅ។
- ជ. បានត្រួតពិនិត្យឡើងវិញ នូវបញ្ហាពាក់ព័ន្ធនឹងការត្រួតពិនិត្យផ្ទៃក្នុង ដែលរកឃើញដោយសវនករផ្ទៃក្នុង និងសវនករខាងក្រៅ ព្រមទាំងការឆ្លើយតបរបស់គណៈគ្រប់គ្រង ចំពោះអនុសាសន៍របស់សវនករ និងការឯកភាព លើផែនការសកម្មភាព ដែលត្រូវអនុវត្ត។
- ឈ. បានត្រួតពិនិត្យឡើងវិញ នូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសរបស់ធនាគារ។
- ញ. បានត្រួតពិនិត្យឡើងវិញនូវប្រតិបត្តិការជាមួយភាគីសម្ព័ន្ធយោគី និងភាពគ្រប់គ្រាន់នៃនីតិវិធីរបស់ធនាគារ ក្នុងការកំណត់ តាមដាន រាយការណ៍ និងត្រួតពិនិត្យឡើងវិញ នូវប្រតិបត្តិការជាមួយភាគីសម្ព័ន្ធយោគីនោះ។
- ដ. បានធានានូវការប្រតិបត្តិតាមវិធានច្បាប់ និងគោលការណ៍ផ្ទៃក្នុង ព្រមទាំងការវិវឌ្ឍ នៃសកម្មភាពការងារនានា របស់គណៈគ្រប់គ្រង ក្នុងការអនុវត្តតាមអនុសាសន៍របស់សវនកម្មផ្ទៃក្នុង និងសវនកម្មខាងក្រៅ។

៤.២. មុខងារសវនកម្មផ្ទៃក្នុង

- ក. ការធ្វើសវនកម្មផ្ទៃក្នុង សម្រាប់ធនាគារ មានការជួយគាំទ្រ ពីនាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ក្រុមហ៊ុនមេ។
- ខ. នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអនុវត្តការងារ ប្រកបដោយឯករាជ្យភាព និងធានា លើភាពគ្រប់គ្រាន់ និងប្រសិទ្ធភាព នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលបានអនុវត្តដោយគណៈគ្រប់គ្រង។
- គ. នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានជួយគណៈកម្មាធិការសវនកម្ម និងគណៈគ្រប់គ្រង ក្នុងការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព ចំពោះការត្រួតពិនិត្យ លើប្រសិទ្ធភាពចំណាយ ការវាយតម្លៃ លើការគ្រប់គ្រងហានិភ័យ ការផ្តល់យោបល់ លើវិធានការកាត់បន្ថយហានិភ័យ ដែលបានរកឃើញ និងធានានូវដំណើរការអភិបាលកិច្ចត្រឹមត្រូវ។
- ឃ. នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានផ្តល់របាយការណ៍ជាប្រចាំ ជូនដល់គណៈកម្មាធិការសវនកម្ម និងគណៈគ្រប់គ្រង អំពីលទ្ធផលនៃការធ្វើសវនកម្ម ដែលបញ្ជាក់អំពីប្រសិទ្ធភាព នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងហានិភ័យសំខាន់ៗ។
- ង. នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានស៊ើបអង្កេតលើសកម្មភាពពាក់ព័ន្ធ ដែលសង្ស័យថា ជាការកេងបន្លំ និងសកម្មភាពមិនប្រក្រតីផ្សេងទៀត ស្របតាម ឬនៅពេលដែលមានតម្រូវការសមស្រប ពីអាជ្ញាធរ ឬគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ។

៤.៣. របាយការណ៍សវនកម្មផ្ទៃក្នុង

- ក. នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានបញ្ចប់ការធ្វើសវនកម្ម ក្នុងអំឡុងឆ្នាំចំនួន ១៧ លើក ដោយបានធ្វើសវនកម្ម លើប្រតិបត្តិការសំខាន់ៗទាំងអស់។
- ខ. រាល់បញ្ហាដែលនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរកឃើញត្រូវបានកត់ត្រាទុក និងតាមដានបន្ត រហូតដល់បញ្ហាទាំងនោះ ត្រូវបានដោះស្រាយចប់ ហើយនឹងត្រូវរាយការណ៍រៀងរាល់ ០២ ខែម្តង ជូនគណៈកម្មាធិការសវនកម្ម។
- គ. ការវិវឌ្ឍនៃសកម្មភាពការងារ ក្នុងការអនុវត្តតាមអនុសាសន៍របស់នាយកដ្ឋានសវនកម្ម បានរាយការណ៍ជូនដល់គណៈកម្មាធិការសវនកម្ម រៀងរាល់ ០២ ខែម្តងផងដែរ។

អភិបាលកិច្ចធនាគារ

សេចក្តីថ្លែងការណ៍ ស្តីអំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង

សេចក្តីថ្លែងការណ៍ ស្តីអំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ផ្តល់សារៈសំខាន់ ទៅលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងប្តេជ្ញាក្សា ប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងនោះ ឲ្យមានលក្ខណៈល្អប្រសើរ។ ប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង បង្ហាញពីតម្រូវការ ចាំបាច់ ចំពោះការប្រតិបត្តិការអាជីវកម្ម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល និងដំណើរការ នៃការរៀបចំ និងត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ និងសមស្រប ព្រមទាំងការអនុវត្ត ស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមានផងដែរ។

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវជាមួយ លើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងការគ្រប់គ្រង លើប្រព័ន្ធព័ត៌មានវិទ្យា។ ក្រុមប្រឹក្សាភិបាល ក៏ទទួលស្គាល់ផងដែរថា ការត្រួតពិនិត្យឡើងវិញ លើប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុង គឺជាដំណើរការរួមគ្នា និងត្រូវអនុវត្តជាបន្តបន្ទាប់ នៅក្នុងធនាគារ ហើយវាត្រូវធ្វើការ ផ្លាស់ប្តូរ ស្របទៅនឹងបច្ចេកវិទ្យា បរិយាកាសអាជីវកម្ម និងបទប្បញ្ញត្តិច្បាប់ ក្នុងន័យធ្វើឲ្យប្រសើរឡើង នូវដំណើរការនៃការកំណត់ វាយតម្លៃ និងគ្រប់គ្រងហានិភ័យ។ ប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ត្រូវបានបង្កើត ឡើង ដើម្បីកំណត់ គ្រប់គ្រង និងត្រួតពិនិត្យហានិភ័យ រួមបញ្ចូលទាំងហានិភ័យប្រតិបត្តិការ ពោលគឺ មិនមែនដើម្បីលុបបំបាត់ចោលនូវហានិភ័យ ដែលកើតចេញពីការបរាជ័យ ក្នុងការសម្រេចទិសដៅ អាជីវកម្មនោះទេ។

ការគ្រប់គ្រងហានិភ័យ និងក្របខណ្ឌ នៃការត្រួតពិនិត្យ

ធនាគារចាត់ទុកថា ការគ្រប់គ្រងហានិភ័យ គឺជាធាតុមួយយ៉ាងសំខាន់ នៃអាជីវកម្មរបស់ធនាគារ ហើយបញ្ចូលវប្បធម៌ហានិភ័យដ៏តឹងរឹង ទៅក្នុងប្រតិបត្តិការ និងដំណើរការសម្រេចចិត្តរបស់ធនាគារ។ ជាមួយនឹងការយល់ដឹង អំពីអត្ថប្រយោជន៍នៃការគ្រប់គ្រងហានិភ័យ សម្រាប់ធនាគារ ដើម្បីសម្រេច បាននូវការរីកចម្រើន ប្រកបដោយនិរន្តរភាពបាន ក្រុមការងារគ្រប់គ្រងហានិភ័យ ចូលរួមតាំងពី ដំណាក់កាលដំបូង នៃដំណើរការទទួលកម្មហានិភ័យ ដើម្បីផ្តល់នូវទស្សនៈឯករាជ្យ និងមតិយោបល់ រួមមានការវាយតម្លៃផលិតផលថ្មី អភិបាលកិច្ចលើសកម្មភាពតតិយភាគី ការត្រួតពិនិត្យការត្រួតពិនិត្យ ការកំណត់យុទ្ធសាស្ត្រ ការវាយតម្លៃគុណទាន ។ល។

ធនាគារ ដែលជាផ្នែកមួយ នៃស៊ីអាយអិមប៊ី គ្រុប (CIMB Group) បានបញ្ចូលនូវក្របខណ្ឌគ្រប់គ្រង ហានិភ័យទូទៅមួយសម្រាប់សហគ្រាសទាំងមូល (Enterprise Wide Risk Management Framework «EWRM») ដើម្បីគ្រប់គ្រងហានិភ័យ និងឱកាសរបស់ខ្លួន។ ក្របខណ្ឌគ្រប់គ្រង ហានិភ័យទូទៅសម្រាប់សហគ្រាសទាំងមូល ផ្តល់ជូនក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងរបស់ខ្លួន នូវឧបករណ៍មួយ ដើម្បីធ្វើការប្រមើលមើលទុកជាមុន និងគ្រប់គ្រងលើហានិភ័យ ដែលមានស្រាប់ និងហានិភ័យ ដែលអាចនឹងកើតមាន ដោយធ្វើការពិចារណា ទៅលើការកែប្រែនូវទម្រង់ហានិភ័យ ស្របតាមការផ្លាស់ប្តូរ នៃយុទ្ធសាស្ត្រអាជីវកម្ម បញ្ញត្តិច្បាប់ និងសកម្មភាពការងារ។

សន្តិសុខព័ត៌មានវិទ្យា

សន្តិសុខព័ត៌មានវិទ្យា គឺតម្រូវឲ្យមានជាយុទ្ធសាស្ត្ររួម នៃការគ្រប់គ្រង ទៅលើវិន័យរបស់អ្នក ប្រើប្រាស់ ដំណើរការប្រតិបត្តិ និងប្រព័ន្ធបច្ចេកវិទ្យា ក្នុងគោលបំណង ដើម្បីពង្រឹងបន្ថែម លើកម្រិត ការគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យា ធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី បានជ្រើសយកបច្ចេកវិទ្យា ដែល មានស្តង់ដារជាអន្តរជាតិ ដំណើរការប្រតិបត្តិ និងបែបបទ នៃការគ្រប់គ្រង អនុលោមទៅតាមធនាគារ មេ។ អនុវត្តតាមផែនការសន្តិសុខព័ត៌មានវិទ្យា យុទ្ធសាស្ត្រនៃការថែទាំ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខព័ត៌មានវិទ្យា ប្រកបដោយប្រសិទ្ធភាព ទៅតាមក្រុមហ៊ុនមេដើម្បីគាំទ្រដំណើរអាជីវកម្ម របស់ធនាគារ ឲ្យមានសុវត្ថិភាពខ្ពស់។

ដើម្បីឲ្យស្របទៅតាមការរីកលូតលាស់ នៃអាជីវកម្មធនាគារ និងកាតព្វកិច្ចហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មានវិទ្យា ការរៀបចំបង្គោលបច្ចេកវិទ្យារបស់យើង តែងតែត្រូវបានពិនិត្យឡើងវិញ ជាញឹកញយ និងធ្វើការពង្រឹងបន្ថែម ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងហានិភ័យ នៃការ គំរាមកំហែងទាំងខាងក្នុង និងក្រៅ។ លើសពីនេះទៅទៀត ធនាគារ ស៊ីអាយអិមប៊ី មានការពឹងផ្អែក ទៅលើមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខរបស់ក្រុមហ៊ុនមេ (Group's Security Operation Center) ដែលបង្កើតឡើង ដើម្បីតាមដាន និងឆ្លើយតបទៅនឹងសកម្មភាពវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត (cyber-attack) ដែលអាចនឹងកើតឡើង ដោយយថាហេតុ។

រីឯនៅកម្រិតសុវត្ថិភាព តាមបណ្តាញកុំព្យូទ័រវិញ ធនាគារ ស៊ីអាយអិមប៊ី បានដំឡើងបន្ថែម នូវ ប្រព័ន្ធការពារសុវត្ថិភាព (Firewall) និងការកំណត់ លើការចូលប្រើប្រាស់ ដើម្បីគ្រប់គ្រងសុវត្ថិភាព របស់អ្នកប្រើប្រាស់ និងទិន្នន័យផ្សេងៗ ដែលមានក្នុងបណ្តាញទោះមើលឃើញ ឬមើលពុំឃើញក្តី ហើយអនុញ្ញាតទៅលើការដាក់កំហិត ក្នុងការប្រើប្រាស់ និងការផ្តល់សិទ្ធិ នៅលើប្រព័ន្ធបណ្តាញ

កុំព្យូទ័រ។ លើសជាងនេះទៅទៀត ធនាគារក៏បានបំពាក់នូវប្រព័ន្ធការពារគ្រប់កុំព្យូទ័រទាំងអស់ ដូចជា ការប្រឆាំងមេរោគ (Anti-Malware) ការបំប្លែងទិន្នន័យ (Encryption) ការទប់ស្កាត់នៃការបាត់បង់ ទិន្នន័យ ការពារការជ្រៀតជ្រែក និងប្រោះរាល់ព័ត៌មាន នៅលើគេហទំព័រ (Web) និងអ៊ីមែល ដែល អាចជួយកាត់បន្ថយហានិភ័យ ផ្នែកសន្តិសុខព័ត៌មានវិទ្យា នៅពេលទិន្នន័យត្រូវបានបញ្ជូនឆ្លងកាត់ ប្រព័ន្ធបណ្តាញរបស់ធនាគារ។ និយមន័យមេរោគ និងការកំណត់ ទៅលើកម្មវិធីបរិក្ខារខាងលើ តែងតែទទួលបានការធ្វើបច្ចុប្បន្នភាព ឲ្យទាន់សភាពការណ៍ជានិច្ច ដើម្បីឲ្យពួកគេមានសមត្ថភាព ការពារ ទប់ស្កាត់ និងកាត់បន្ថយ នូវភាពងាយរងគ្រោះផ្សេងៗ។

ធនាគារក៏បានអនុវត្តកម្មវិធី លើកកម្ពស់សន្តិសុខព័ត៌មាន ដោយបានបណ្តុះបណ្តាលចំណេះដឹង ទៅដល់បុគ្គលិក ដែលជាមុខព្រួយ ដើម្បីបង្កើនការយល់ដឹង អំពីភាពជាប់កំជន ការលេចធ្លាយនៃ ព័ត៌មាន សុវត្ថិភាពព័ត៌មាន និងទទួលខុសត្រូវ លើផ្នែកសន្តិសុខព័ត៌មាន។ កម្មវិធីទាំងនេះ មានដូចជា ការបណ្តុះបណ្តាល តាមប្រព័ន្ធសិក្សាអេឡិកត្រូនិក នឹងត្រូវប្រលងជាម្យ៉ាងរាល់ឆ្នាំ និងការចែកចាយ ជាព្រឹត្តិបត្រព័ត៌មានផ្សេងៗ។

ដំណើរការ នៃការត្រួតពិនិត្យផ្ទៃក្នុងសំខាន់ៗ

ដំណើរការសំខាន់ៗ ដែលក្រុមប្រឹក្សាភិបាល បានបង្កើតឡើង ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញ នូវភាពគ្រប់គ្រាន់ និងសុចរិតភាព នៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង រួមបញ្ចូលទាំងការអនុវត្តតាមច្បាប់ បទប្បញ្ញត្តិ វិធាន សេចក្តីណែនាំ និងគោលការណ៍ណែនាំ ដែលមានជាធរមាន មានដូចខាងក្រោម៖

គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្ម មានសមាជិកជាអភិបាលឯករាជ្យមិនប្រតិបត្តិ។ គណៈកម្មាធិការ សវនកម្ម គឺជាគណៈកម្មាធិការមួយ ដែលទទួលបានការផ្ទេរសិទ្ធិអំណាច ពីក្រុមប្រឹក្សាភិបាល ដើម្បី ទទួលខុសត្រូវ លើការត្រួតពិនិត្យការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ការផ្សព្វផ្សាយព័ត៌មាន ការប្រតិបត្តិ តាមបទប្បញ្ញត្តិច្បាប់ ការគ្រប់គ្រងហានិភ័យ ការអនុវត្តអភិបាលកិច្ច និងការតាមដានដំណើរការនៃ ការគ្រប់គ្រង លើការត្រួតពិនិត្យផ្ទៃក្នុង នៅក្នុងធនាគារ។ គណៈគ្រប់គ្រងជាន់ខ្ពស់ សវនករផ្ទៃក្នុង និង សវនករខាងក្រៅ ផ្តល់របាយការណ៍ ជូនគណៈកម្មាធិការសវនកម្ម អំពីប្រសិទ្ធភាព និងប្រសិទ្ធផល នៃការត្រួតពិនិត្យផ្ទៃក្នុង។

រាល់បញ្ហាសំខាន់ៗ និងគួរឲ្យកត់សម្គាល់ ដែលបានរកឃើញដោយសវនករផ្ទៃក្នុង សវនករខាងក្រៅ និងនិយ័តករ ត្រូវរាយការណ៍ទៅគណៈកម្មាធិការសវនកម្ម ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញ និង ពិភាក្សា។ គណៈកម្មាធិការសវនកម្ម ត្រួតពិនិត្យឡើងវិញ និងធានា អំពីការអនុវត្តផែនការកាត់បន្ថយ បញ្ហា ឬហានិភ័យរបស់គណៈគ្រប់គ្រង ដើម្បីការពារផលប្រយោជន៍របស់ធនាគារ និងរក្សាបានល្អ នូវអភិបាលកិច្ចដ៏សមស្រប។ ការគ្រប់គ្រងផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ដែលត្រូវបាន ចាត់ថ្នាក់ថា មាន «ហានិភ័យលើសពីកម្រិតមធ្យម» ឬ «ហានិភ័យកម្រិតខ្ពស់» ដោយសវនករផ្ទៃក្នុង ត្រូវទទួលបានការពិគ្រោះយោបល់ ពីគណៈកម្មាធិការសវនកម្ម។

គណៈកម្មាធិការសវនកម្ម ក៏ធ្វើការត្រួតពិនិត្យឡើងវិញផងដែរ នូវរាល់ប្រតិបត្តិការ ជាមួយភាគី សម្ព័ន្ធភាគី ថ្លៃចំណាយលើសវនកម្ម និងថ្លៃចំណាយមិនពាក់ព័ន្ធនឹងកិច្ចការសវនកម្ម ដែលស្នើដោយ សវនករខាងក្រៅរបស់ធនាគារ។

ការធ្វើបទបង្ហាញនានា អំពីផែនការអាជីវកម្ម ការវិវឌ្ឍថ្មីៗ ប្រតិបត្តិការនានា ហានិភ័យនៃអាជីវកម្ម និងការត្រួតពិនិត្យនានា ដើម្បីកាត់បន្ថយហានិភ័យ ត្រូវបានធ្វើឡើងដោយផ្នែកអាជីវកម្មពាក់ព័ន្ធ និងផ្នែកគាំទ្រអាជីវកម្ម ប្រសិនបើគណៈកម្មាធិការសវនកម្ម គិតថាចាំបាច់។

សមាជិកគណៈកម្មាធិការសវនកម្ម ក៏ចូលរួមកិច្ចប្រជុំកំពូលរបស់គណៈគ្រប់គ្រងប្រចាំឆ្នាំរបស់ ធនាគារ (Bank's Annual Management Summit) ផងដែរ ដែលនៅក្នុងកិច្ចប្រជុំនោះ ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មនីមួយៗ ធ្វើការត្រួតពិនិត្យឡើងវិញ នូវប្រតិបត្តិការនានារបស់ខ្លួន ដែលបាន ធ្វើឡើងសម្រាប់ឆ្នាំនេះ ព្រមទាំងធ្វើការបង្ហាញ អំពីយុទ្ធសាស្ត្រ និងផែនការនានា សម្រាប់ឆ្នាំបន្ទាប់ ផងដែរ។

គណៈកម្មាធិការហានិភ័យ

គណៈកម្មាធិការហានិភ័យ កំណត់អំពីកម្មវត្ថុ នៃគោលការណ៍ហានិភ័យរបស់ធនាគារ និងបំពេញ តួនាទី និងកាតព្វកិច្ចដ៏ទូលំទូលាយក្រុមប្រឹក្សាភិបាល ក្នុងការត្រួតពិនិត្យ លើការគ្រប់គ្រងហានិភ័យ។ ការទទួលខុសត្រូវ ចំពោះការត្រួតពិនិត្យ លើការគ្រប់គ្រងហានិភ័យប្រចាំថ្ងៃ ត្រូវបានប្រគល់សិទ្ធិ ជូនទៅគណៈកម្មាធិការហានិភ័យ ដែលទទួលបន្ទុករាយការណ៍ដោយផ្ទាល់ ទៅក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការហានិភ័យ ធ្វើការជួបប្រជុំជាម្យ៉ាងរាល់ខែ ឬតាមការចាំបាច់។

អភិបាលកិច្ចធនាគារ

សេចក្តីថ្លែងការណ៍ ស្តីអំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម រាយការណ៍អំពីហានិភ័យសាច់ប្រាក់ងាយស្រួល និងបញ្ហាទាក់ទងនឹងទ្រព្យសកម្ម និងទ្រព្យអកម្មរបស់ធនាគារ ទៅគណៈកម្មាធិការហានិភ័យ។ គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម ធ្វើការប្រជុំជាប្រចាំរាល់ខែ ដោយមានតួនាទីចម្បង ក្នុងការពិនិត្យតាមដាន និងដោយប្រើយុទ្ធសាស្ត្រគ្រប់គ្រង លើហានិភ័យហិរញ្ញវត្ថុនៃតារាងតុល្យការ។ គណៈកម្មាធិការនេះ មានការទទួលខុសត្រូវដាក់លាក់ ចំពោះការគ្រប់គ្រង លើថ្លៃដើមឥណទាន ការរៀបចំអភិវឌ្ឍន៍បន្ថែម លើការផ្តល់ប្រឹក្សា ដែលសមស្រប ជូនគណៈកម្មាធិការហានិភ័យ ក្នុងការធ្វើសេចក្តីសម្រេច ទាក់ទងនឹងហានិភ័យសាច់ប្រាក់ងាយស្រួល និងហានិភ័យអត្រាការប្រាក់ ការបែងចែកប្រភពហិរញ្ញប្បទាន និងការត្រួតពិនិត្យឡើងវិញ នូវសមាសភាព ក្នុងតារាងតុល្យការ ពាក់ព័ន្ធនឹងឥណទាន និងប្រាក់បញ្ញើរបស់ធនាគារ។ ជាមួយគ្នា គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម ត្រួតពិនិត្យមើលការអនុវត្ត នៃដំណើរការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព សម្រាប់គ្រប់គ្រង លើអត្រាការប្រាក់ សាច់ប្រាក់ងាយស្រួល និងហានិភ័យស្រដៀងគ្នាផ្សេងៗទៀត ដែលទាក់ទងនឹងតារាងតុល្យការរបស់ធនាគារ និងកម្រិតពាក់ព័ន្ធផ្សេងទៀត។

គណៈកម្មាធិការគ្រប់គ្រង

គណៈកម្មាធិការគ្រប់គ្រង គឺជាគណៈកម្មាធិការ ដែលបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល ដើម្បីគ្រប់គ្រងបញ្ហា ដែលកើតពីការធ្វើប្រតិបត្តិការប្រចាំថ្ងៃ។ កិច្ចប្រជុំគណៈកម្មាធិការនេះ ធ្វើឡើងរៀងរាល់មួយខែម្តង គឺនៅសប្តាហ៍ទី៣ នៃខែនីមួយៗ ឬតាមការចាំបាច់។ សមាសភាពរបស់គណៈកម្មាធិការគ្រប់គ្រង រួមមានសមាជិក មកពីនាយកដ្ឋាននានា រួមបញ្ចូលទាំងតំណាង មកពីនាយកដ្ឋានសវនករផ្ទៃក្នុងមួយរូប និងនាយកដ្ឋានប្រតិបត្តិការមួយរូប ដែលត្រូវបានអញ្ជើញចូលរួមប្រជុំជាអចិន្ត្រៃយ៍។

គោលការណ៍ និងនីតិវិធីផ្ទៃក្នុង

រាល់គោលការណ៍ និងនីតិវិធីផ្ទៃក្នុងរបស់ផ្នែកអាជីវកម្មទាំងអស់ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ គោលការណ៍ និងនីតិវិធីទាំងអស់នេះ ត្រូវបានប្រើប្រាស់ជាឧបករណ៍នាំផ្លូវមួយ សម្រាប់ការធ្វើប្រតិបត្តិការប្រចាំថ្ងៃ ដើម្បីធានាអំពីការប្រតិបត្តិការត្រួតពិនិត្យផ្ទៃក្នុង និងបទប្បញ្ញត្តិច្បាប់ ដែលមានជាធរមាន។ គោលការណ៍នេះរៀបចំឡើង ក្នុងគោលបំណងធានាប្រសិទ្ធភាព នៃប្រតិបត្តិការឲ្យកាន់តែមានភាពប្រសើរឡើង ដោយធ្វើការពិចារណាផងដែរ ទៅលើបម្រែបម្រួលនៃវិស័យធនាគារ ដូចជាលក្ខខណ្ឌតម្រូវរបស់ច្បាប់ ហានិភ័យ និងវិធានការត្រួតពិនិត្យផ្ទៃក្នុង ដើម្បីកាត់បន្ថយហានិភ័យ ព្រមទាំងផលិតផល និងសេវាកម្មថ្មីៗផងដែរ។

សវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ធ្វើការរាយការណ៍ដោយឯករាជ្យ ជូនគណៈកម្មាធិការសវនកម្ម ហើយនាយកដ្ឋានសវនកម្មផ្ទៃក្នុង មានឯករាជ្យភាពគ្រប់គ្រាន់ ពីផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មផ្សេងទៀត លើគ្រប់សកម្មភាព និងប្រតិបត្តិការទាំងអស់។ ការទទួលខុសត្រូវចម្បងរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង គឺផ្តល់ការវាយតម្លៃឯករាជ្យ លើភាពគ្រប់គ្រាន់ ប្រសិទ្ធភាព និងប្រសិទ្ធផល នៃការគ្រប់គ្រងហានិភ័យ ដំណើរការគ្រប់គ្រង និងការត្រួតពិនិត្យ ដែលអនុវត្តដោយគណៈគ្រប់គ្រង។ ក្នុងការវាយតម្លៃ ទៅលើការត្រួតពិនិត្យផ្ទៃក្នុង នាយកដ្ឋានសវនកម្មផ្ទៃក្នុង អនុវត្តតាមសមាសភាគទាំងប្រាំ (៥) ដែលចែងនៅក្នុងក្របខណ្ឌរួម នៃការត្រួតពិនិត្យផ្ទៃក្នុង ដែលដាក់ចេញដោយគណៈកម្មាធិការ ឈ្មោះ Committee of Sponsoring Organisations of the Treadway Commission (ហៅកាត់ថា «COSO») ដែលសមាសភាគទាំងនោះ រួមមានស្ថានភាពនៃការត្រួតពិនិត្យ ការវាយតម្លៃហានិភ័យ សកម្មភាពត្រួតពិនិត្យ ការទំនាក់ទំនង និងព័ត៌មាន ហើយនិងការពិនិត្យតាមដានសកម្មភាព។ COSO គឺជាអង្គការមួយ ដែលទទួលស្គាល់ជាអន្តរជាតិ ដែលផ្តល់សេចក្តីណែនាំ និងភាពជាអ្នកដឹកនាំ ផ្នែកទស្សនៈលើការត្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យរបស់សហគ្រាស និងការទប់ស្កាត់ការកេងបន្លំ។

វិសាលភាពការងាររបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង គ្របដណ្តប់លើគ្រប់ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មទាំងអស់។ ការជ្រើសយកផ្នែកណាមួយមកធ្វើសវនកម្ម ត្រូវធ្វើឡើងដោយផ្អែកលើផែនការសវនកម្មប្រចាំឆ្នាំ ដែលត្រូវបានអនុម័ត ដោយគណៈកម្មាធិការសវនកម្ម។ ផែនការសវនកម្មប្រចាំឆ្នាំ ត្រូវបានបង្កើតឡើង ផ្អែកតាមការវាយតម្លៃកម្រិតហានិភ័យ គោលដៅ និងយុទ្ធសាស្ត្ររបស់ធនាគារ។ ផ្នែកទាំងឡាយណា ដែលត្រូវបានវាយតម្លៃថា មានហានិភ័យកម្រិតខ្ពស់ គឺជាកម្មវត្ថុនៃការធ្វើសវនកម្មប្រចាំឆ្នាំ រីឯផ្នែកដែលទទួលបានការវាយតម្លៃថា មានហានិភ័យកម្រិតមធ្យម ឬទាប គឺជាកម្មវត្ថុនៃការធ្វើសវនកម្ម នៅរដ្ឋបន្តបន្ទាប់។ ក្រៅពីការវាយតម្លៃ លើហានិភ័យ ផែនការសវនកម្មប្រចាំឆ្នាំបានដាក់បញ្ចូលផងដែរ នូវនាយកដ្ឋាននានា ដែលត្រូវទទួលបានការធ្វើសវនកម្ម ដែលតម្រូវដោយបទប្បញ្ញត្តិច្បាប់ ឬការកើតមាននូវការលួចបន្លំនាពេលថ្មីៗ ក៏ការទទួលបានការវាយតម្លៃថា មានហានិភ័យកម្រិតខ្ពស់ កាលពីឆ្នាំចាស់ ចំណាត់ការថ្មីៗ ដាក់ចេញដោយនិយ័តករ ដោយផ្អែកតាមប្រតិបត្តិការទីផ្សារ ឬចំណាត់ការផ្សេងពីនេះ ព្រឹត្តិការណ៍ខាតបង់ទាំងឡាយណា ដែលត្រូវបានរាយការណ៍ ហើយដែលមានចំនួនទឹកប្រាក់រហូតដល់ ២៥.០០០ដុល្លារអាមេរិក ឬលើសពីនេះ ឬការផ្លាស់ប្តូរសំខាន់ៗ ទៅលើប្រព័ន្ធកុំព្យូទ័រ ឬប្រតិបត្តិការ។ នាយកដ្ឋានសវនកម្មផ្ទៃក្នុង ក៏ធ្វើការស៊ើបអង្កេតផងដែរ លើការសង្ស័យ ចំពោះការលួចបន្លំ ដែលប្រព្រឹត្តដោយបុគ្គលិក អតិថិជន និងតតិយជន ហើយផ្តល់អនុសាសន៍កែលម្អឲ្យកាន់តែប្រសើរឡើង ដើម្បីបង្ការកុំឲ្យបញ្ហាដែលកើតមានឡើងសាជាថ្មីម្តងទៀត និងចាត់វិធានការ ចំពោះបុគ្គលពាក់ព័ន្ធ។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង មានសិទ្ធិទទួលបានគ្រប់ព័ត៌មានទាំងអស់ ដែលចាំបាច់ ដោយគ្មានការដាក់កំហិត ក្នុងក្របខណ្ឌនៃការងាររបស់ខ្លួន។ វិសាលភាពការងាររបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវបានបង្កើតឡើង ដោយយោងតាមស្តង់ដារអន្តរជាតិ នៃការប្រកបវិជ្ជាជីវៈសវនកម្មផ្ទៃក្នុងរបស់វិទ្យាស្ថានសវនករផ្ទៃក្នុង (The Institute of Internal Auditors ហៅកាត់ថា IIA) និងគោលការណ៍ណែនាំ ផ្នែកបទបញ្ញត្តិច្បាប់ ដែលពាក់ព័ន្ធ។

របាយការណ៍សវនកម្ម គឺជាលទ្ធផលចុងក្រោយ នៃការងារសវនកម្ម ដែលបង្ហាញពីវិសាលភាពការងារសវនកម្ម ដែលបានបំពេញការវាយតម្លៃទូទៅ នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ជាមួយនឹងព័ត៌មានលម្អិត នៃការរកឃើញដោយសវនកម្ម និងការឆ្លើយតបពីគណៈគ្រប់គ្រង។ គណៈកម្មាធិការសវនកម្ម ធ្វើការត្រួតពិនិត្យឡើងវិញ និងវាយតម្លៃរាល់អញ្ញត្តិកម្ម ឬការមិនប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ ដែលបានលើកឡើង ដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងតាមដានសកម្មភាពនានា ដើម្បីធានាថាគណៈគ្រប់គ្រង បានចាត់វិធានការកែតម្រូវសមស្រប និងជាបន្ទាន់។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដាក់ជូននូវរបាយការណ៍ ទៅកាន់គណៈកម្មាធិការសវនកម្មរបស់ក្រុមហ៊ុនមេ ជារៀងរាល់មួយត្រីមាសម្តង។ នាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំផែនការសវនកម្ម និងការចាត់ថ្នាក់សវនកម្ម ដោយអនុវត្តតាមវិធីសាស្ត្រដូចគ្នា ទៅនឹងវិធីសាស្ត្ររបស់សវនកម្មនៃក្រុមហ៊ុនមេ ដោយធ្វើការកែសម្រួល ប្រសិនបើចាំបាច់ ដើម្បីឲ្យសមស្រប ទៅនឹងបទបញ្ញត្តិ និងស្ថានភាពក្នុងស្រុក។

ក្របខណ្ឌនៃការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់

ក្រុមប្រឹក្សាភិបាល ទទួលស្គាល់ថា មុខងារប្រតិបត្តិតាម គឺជាផ្នែកមួយសំខាន់ ក្នុងការគ្រប់គ្រងរបស់ធនាគារ និងការត្រួតពិនិត្យផ្ទៃក្នុង ពីព្រោះវាជួយឱ្យនាយកដ្ឋានប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ដ៏រឹងមាំ ឆ្លុះបញ្ចាំងពីវប្បធម៌សាងសង់កម្ម ដែលប្រកបដោយសុចរិតភាព និងក្រុមសីលធម៌ខ្ពស់។

មុខងារប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់របស់ធនាគារ ត្រូវបានដឹកនាំដោយនាយកដ្ឋានប្រតិបត្តិតាម រួមជាមួយនឹងការប្រឹក្សាយោបល់ ក៏ដូចជាការណែនាំពីនាយកដ្ឋានច្បាប់ និងប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់របស់ក្រុមហ៊ុនមេ ដែលមានការិយាល័យ នៅប្រទេសម៉ាឡេស៊ី។ មុខងារចម្បងរបស់នាយកដ្ឋានប្រតិបត្តិតាម គឺជួយសម្រួលផ្តល់ប្រឹក្សា ត្រួតពិនិត្យ និងផ្តល់ការណែនាំ ដល់ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ឲ្យអនុវត្តតាមច្បាប់ បទប្បញ្ញត្តិ និង គោលការណ៍ណែនាំនានា។ ស្របតាមអភិបាលកិច្ចល្អ នាយកដ្ឋានប្រតិបត្តិតាម ធ្វើការរាយការណ៍ដោយឯករាជ្យ ទៅកាន់ក្រុមប្រឹក្សាភិបាល ។

ធនាគារបានបង្កើតឲ្យមានក្របខណ្ឌ នៃការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ ដែលតម្រូវឲ្យផ្អែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មទាំងអស់ ត្រូវបង្កើតទម្រង់ត្រួតពិនិត្យការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ (Compliance Matrix) ដោយរួមបញ្ចូលនូវច្បាប់ បទប្បញ្ញត្តិ សេចក្តីណែនាំផ្សេងៗ ដែលពាក់ព័ន្ធនឹងការអនុវត្ត។ ទម្រង់ត្រួតពិនិត្យការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ តម្រូវឲ្យមានការធ្វើបច្ចុប្បន្នភាពចំពោះច្បាប់ បទប្បញ្ញត្តិ សេចក្តីណែនាំ ដែលត្រូវបានកែប្រែ ឬបង្កើតថ្មី ដើម្បីធានាលើការប្រតិបត្តិតាម។ ជាមួយគ្នានេះដែរ ផ្នែកអាជីវកម្ម ក៏ដូចជាផ្នែកគាំទ្រអាជីវកម្ម ត្រូវបានតម្រូវឲ្យធ្វើការវិភាគរាល់បទប្បញ្ញត្តិ គោលការណ៍ណែនាំ ដែលបានបង្កើតថ្មី ឬធ្វើវិសោធនកម្ម ដើម្បីធានាការប្រតិបត្តិតាមទៅលើច្បាប់ បទប្បញ្ញត្តិ គោលការណ៍ណែនាំទាំងនោះ។

បន្ថែមលើនោះទៀតផ្នែកអាជីវកម្មនិងផ្នែកគាំទ្រអាជីវកម្មក៏ត្រូវធ្វើតេស្តដោយខ្លួនឯង (Self-Testing) តាមទម្រង់ត្រួតពិនិត្យការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ផងដែរ ហើយនាយកដ្ឋានប្រតិបត្តិតាម នឹងធ្វើការផ្ទៀងផ្ទាត់ដោយឯករាជ្យ លើលទ្ធផលនៃការធ្វើតេស្តដោយខ្លួនឯងនោះ។ បន្ថែមពីនេះទៀត នាយកដ្ឋានប្រតិបត្តិតាម ក៏បានអនុវត្តការត្រួតពិនិត្យឡើងវិញ (ដោយការចុះត្រួតពិនិត្យ ដល់ទីកន្លែងនិងត្រួតពិនិត្យ លើឯកសារផ្សេងៗ) ទៅលើផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ផ្អែកតាមផែនការប្រចាំឆ្នាំរបស់នាយកដ្ឋានប្រតិបត្តិតាម ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ លើសពីនេះទៅទៀត កម្មវិធីបណ្តុះបណ្តាល ដែលបានកំណត់ទុក ត្រូវបានធ្វើឡើងយ៉ាងទៀងទាត់ ដើម្បីបង្កើនការយល់ដឹង អំពីក្របខណ្ឌនៃការប្រតិបត្តិតាម និងដើម្បីសម្រួលដល់ការអនុវត្ត សម្រាប់ធនាគារទាំងមូល។

ក្រុមប្រឹក្សាភិបាល ក៏ត្រូវបានផ្តល់ជូននូវរបាយការណ៍ប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ យ៉ាងទៀងទាត់ ដើម្បីឲ្យក្រុមប្រឹក្សាភិបាល យល់ច្បាស់អំពីបញ្ហា ដែលពាក់ព័ន្ធនឹងការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់របស់ធនាគារ។

គោលការណ៍ និងនីតិវិធីនៃការអនុម័ត លើផលិតផលថ្មី

គោលការណ៍ និងនីតិវិធីនៃការអនុម័ត លើផលិតផលថ្មី ត្រូវបានដាក់ឲ្យអនុវត្ត សម្រាប់គ្រប់ផលិតផល និងសេវាកម្មថ្មីៗទាំងអស់របស់ធនាគារ។ ផលិតផលថ្មី គឺសំដៅទៅលើផលិតផល និង/ឬសេវាកម្មទាំងឡាយណា ដែលផ្តល់ជូនដំបូង ដោយធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ឬជាការបញ្ចូលផលិតផលច្រើន ជាផលិតផលតែមួយ ឬបម្រែបម្រួលទម្រង់របស់ផលិតផល ដែលមានស្រាប់ និង/ឬសេវាកម្ម ដែលមានការប្រែប្រួលខ្លាំង នូវទម្រង់ហានិភ័យ ដូចដែលបានកំណត់ ដោយនាយកដ្ឋានគ្រប់គ្រងហានិភ័យ។ គ្រប់សំណើសុំការអនុម័ត លើផលិតផលថ្មី ត្រូវឆ្លងកាត់ដំណើរការ នៃការត្រួត

អភិបាលកិច្ចធនាគារ

សេចក្តីថ្លែងការណ៍ ស្តីអំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង

ពិនិត្យហានិភ័យ ឲ្យបានស៊ីជម្រៅ ដោយអ្នកពាក់ព័ន្ធនានា ទាំងនៅក្នុងធនាគារ និងនៅក្នុងក្រុមហ៊ុនមេ ដើម្បីធានាថា គ្រប់ផ្នែកសំខាន់ៗ និងផ្នែកដែលពាក់ព័ន្ធនឹងហានិភ័យ ត្រូវបានកំណត់ វាយតម្លៃ និង កាត់បន្ថយហានិភ័យ មុនពេលដំណើរការផលិតផល និង/ឬ សេវាកម្មថ្មីៗនោះ។ បន្ទាប់មក សំណើ សុំការអនុម័ត លើផលិតផលថ្មីមួយរបស់ធនាគារ ត្រូវឆ្លងកាត់ការពិភាក្សាយ៉ាងហ្មត់ចត់ ដោយ គណៈកម្មាធិការនានារបស់ធនាគារ និងក្រុមហ៊ុនមេ មុននឹងដាក់ជូនគណៈកម្មាធិការហានិភ័យ ដើម្បី ធ្វើការអនុម័តចុងក្រោយ និងជូនដំណឹង អំពីការអនុម័តនេះ ទៅក្រុមប្រឹក្សាភិបាល។

ការគ្រប់គ្រង លើអញ្ញត្តិកម្ម និងការផ្សព្វផ្សាយ

ធនាគារបន្តសង្កត់ធ្ងន់ លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់ នូវការគោរពតាមបទប្បញ្ញត្តិច្បាប់ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងនីតិវិធីផ្សេងទៀត ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់ធនាគារ។ អញ្ញត្តិកម្ម ត្រូវបាន លើកឡើង និងចាត់ចែងឲ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព។ ដើម្បីឈានទៅសម្រេច គោលដៅនេះ ធនាគារបានបង្កើតនូវនីតិវិធីគ្រប់គ្រង លើករណីអញ្ញត្តិកម្ម និងការផ្សព្វផ្សាយ ដើម្បី ផ្សព្វផ្សាយករណីអញ្ញត្តិកម្មណាមួយកើតមានឡើង រួមមានការមិនប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ ការមិនគោរពកាតព្វកិច្ច ការលួចបន្លំ និងការមិនគោរពតាមដំណើរការផ្ទៃក្នុង។ នីតិវិធីនេះជួយឲ្យមាន នូវវិធានការកែលម្អ ទាន់ពេលវេលា និងពង្រឹងតម្លាភាព និងការត្រួតពិនិត្យរបស់គណៈគ្រប់គ្រង។

ស្ថិតក្រោមនីតិវិធី នៃការគ្រប់គ្រងលើអញ្ញត្តិកម្ម និងការផ្សព្វផ្សាយ របាយការណ៍ស្តីពីបញ្ហា ដែល កើតមានត្រូវធ្វើជូន ក្នុងអំឡុងពេល ២៤ ម៉ោង នៃការរកឃើញ ឬនៃការជូនដំណឹងដំបូងបំផុត អំពី បញ្ហាដែលបានកើតឡើង។ ករណីអញ្ញត្តិកម្មទាំងនេះ នឹងត្រូវបានចាត់ចែងដោះស្រាយ ដោយផ្អែកលើ ភាពធ្ងន់ធ្ងរ និងផលប៉ះពាល់របស់វា ទៅលើធុរកិច្ច ប្រតិបត្តិការ និងកេរ្តិ៍ឈ្មោះរបស់ធនាគារ។ ករណី អញ្ញត្តិកម្មនេះ ត្រូវសង្ខេប និងរាយការណ៍ ទៅគណៈកម្មាធិការហានិភ័យប្រចាំខែ។

ក្រមសីលធម៌

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មានស្តង់ដារក្រមសីលធម៌អប្បបរមាមួយ សម្រាប់គ្រប់និយោជិត ទាំងអស់របស់ខ្លួនអនុវត្ត ដែលរួមបញ្ចូលគ្រប់ទិដ្ឋភាពទាំងអស់ នៃប្រតិបត្តិការធុរកិច្ចប្រចាំថ្ងៃ។ គោលការណ៍ណែនាំ អំពីក្រមសីលធម៌ ត្រូវបានអនុម័តយកតាមក្រមសីលធម៌របស់ក្រុមហ៊ុនមេ និង បានដាក់បញ្ចូល នៅក្នុងនៃកិច្ចសន្យាការងារ ដែលយល់ព្រម និងចុះហត្ថលេខា ដោយគ្រប់និយោជិត ទាំងអស់។

គោលការណ៍ និងនីតិវិធី ស្តីពីធនធានមនុស្ស

គោលការណ៍ និងនីតិវិធី ស្តីពីធនធានមនុស្ស ត្រូវបានបង្កើតឡើង និងប្រើប្រាស់ នៅក្នុងក្រុមហ៊ុនមេ ទាំងមូល ដោយមានវិសាលភាព លើគ្រប់ទិដ្ឋភាពទាំងអស់ នៃការគ្រប់គ្រងធនធានមនុស្ស ក្នុង ធនាគារ។ គោលការណ៍នេះបានកំណត់យ៉ាងច្បាស់លាស់ អំពីការជ្រើសរើសនិយោជិត ការដំឡើង ឋានៈ ការផ្ទេរកន្លែងការងារ និងការបញ្ឈប់និយោជិត នៅក្នុងក្រុមហ៊ុនមេទាំងមូល។ គោលការណ៍ និងនីតិវិធីទាំងនេះ ត្រូវបានបង្កើតឡើង ស្របតាមបទប្បញ្ញត្តិ ក្នុងស្រុកដែលពាក់ព័ន្ធ ដើម្បីធានា ការប្រតិបត្តិតាមបទប្បញ្ញត្តិ ត្រូវបានអនុវត្ត។ និយោជិតទទួលបានការវាយតម្លៃការងាររបស់ខ្លួន ជារៀង រាល់ឆ្នាំ ហើយការតម្លៃការងារនេះធ្វើឡើង ដោយផ្អែកលើស្តីបទនាករ នៃការវាយតម្លៃលទ្ធផលការងារ (Key Performance Indicator) និងការវាស់វែងសមត្ថភាពគន្លឹះ។ កម្មវិធីសិក្សា និងអភិវឌ្ឍន៍ សមត្ថភាព ដែលរួមបញ្ចូលទាំងជំនាញ វគ្គបណ្តុះបណ្តាលបច្ចេកទេស ត្រូវបានរៀបចំឡើង និងដាក់ ឲ្យអនុវត្ត ក្នុងគោលដៅគាំទ្រ និងបង្កើនសមត្ថភាពនិយោជិត ដើម្បីធានាថា និយោជិតទាំងអស់អាច បំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។ ធនាគារបានក្រើនរំលឹក ដល់និយោជិតរបស់ខ្លួន ជារៀងៗ អំពីគោលការណ៍ពាក់ព័ន្ធនានា តាមរយៈសារអេឡិចត្រូនិក ឬការជូនដំណឹងជាលាយ លក្ខណ៍អក្សរ និងវគ្គបណ្តុះបណ្តាល ដែលពាក់ព័ន្ធនានា។ វគ្គបណ្តុះបណ្តាលមួយ ក្នុងចំណោមវគ្គ បណ្តុះបណ្តាលផ្សេងទៀត ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានធ្វើ ឡើងជារៀងៗ ដើម្បីការបញ្ជាក់ឲ្យឃើញ អំពីទស្សនាទានរបស់ក្រុមហ៊ុនមេ ដែលមិនអធ្យាស្រ័យ ចំពោះអំពើកេងបន្លំ។ ចំណុចនេះក៏បានធ្វើការសង្កត់ធ្ងន់ដែរ នៅក្នុងកម្មវិធីបណ្តុះបណ្តាលតម្រង់ ទិសរបស់ក្រុមហ៊ុន។

ការគ្រប់គ្រងនិរន្តរភាពនៃអាជីវកម្ម

ស៊ីអាយអិមប៊ី គ្រប បានប្តេជ្ញាចិត្ត ក្នុងការការពារផលប្រយោជន៍របស់ម្ចាស់ភាគហ៊ុន កេរ្តិ៍ឈ្មោះ របស់ស្ថាប័ន និងការបង្កើតគុណតម្លៃ ដោយធានាឲ្យបាននូវនិរន្តរភាពអាជីវកម្ម និងមុខងារបម្រើការ ផ្សេងៗ នៅក្នុងស៊ីអាយអិមប៊ី គ្រប ទាំងមូល។ ទំនួលខុសត្រូវនៃការអនុវត្ត និងដាក់ឲ្យដំណើរការ នូវគោលការណ៍គ្រប់គ្រងនិរន្តរភាពអាជីវកម្ម គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ និង ក្រុមប្រឹក្សាភិបាលរបស់ធនាគារ។

ក្របខណ្ឌនៃការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម (Business Continuity Management) ត្រូវបាន ជ្រើសយកពីក្រុមហ៊ុនមេ (ស៊ីអាយអិមប៊ី គ្រប) មកអនុម័ត ដើម្បីកំណត់ឲ្យបានជាអប្បបរមា នូវកម្រិតនៃ ការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម ការបែងចែងនូវគោលការណ៍អនុវត្ត សម្រាប់គាំទ្រនាយកដ្ឋានផ្សេងៗ ហើយធ្វើឲ្យបាននូវនិរន្តរភាពអាជីវកម្ម និងសេវាកម្មសំខាន់ៗទាំងឡាយ នៅក្នុងពេលវេលាកំណត់ ណាមួយ នៅពេលមានគ្រោះរំខានកើតឡើង។ ក្របខណ្ឌខាងលើមានចែងជាគោល ដូចខាងក្រោម៖

- (១) រក្សានូវគុណភាពសេវាកម្ម ដើម្បីបង្កើនទំនុកចិត្ត ដូចការរំពឹងទុករបស់អតិថិជន
- (២) កាត់បន្ថយផលប៉ះពាល់ ទៅលើអាជីវកម្ម នៅពេលមានគ្រោះរំខានកើតឡើង
- (៣) មិនធ្វើឲ្យមានផលអវិជ្ជមានប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់ធនាគារ
- (៤) រក្សាឲ្យនូវការអនុលោមតាមច្បាប់ គោលការណ៍និរន្តរភាពអាជីវកម្ម និងបទប្បញ្ញត្តិផ្សេងៗ

ក្របខណ្ឌនៃការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម តែងតែមានការពិនិត្យឡើងវិញ ជានិច្ចកាល ដើម្បី ធ្វើឲ្យស្របទៅតាមបទដ្ឋានរបស់ក្រុមហ៊ុនមេ ស្របទៅតាមនីតិវិធី នៃការគ្រប់គ្រង និងការអនុវត្ត និរន្តរភាពអាជីវកម្ម រួមបញ្ចូលទាំងការវិភាគ ទៅលើមុខងារអាជីវកម្ម និងការបង្កើតនូវយុទ្ធសាស្ត្រ និរន្តរភាពអាជីវកម្ម ការឆ្លើយតបពេលមានគ្រោះរំខាន ការបង្កើតវប្បធម៌យល់ដឹង អំពីនិរន្តរភាព អាជីវកម្ម ការរៀបចំលំហាត់និរន្តរភាពអាជីវកម្ម និងការកែសម្រួល ទៅលើផែនការនិរន្តរភាពអាជីវកម្ម របស់នាយកដ្ឋាននីមួយៗ។

ដោយអនុលោមតាមក្របខណ្ឌ នៃការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម ផែនការនិរន្តរភាពអាជីវកម្ម ត្រូវបានធ្វើឡើង សម្រាប់មុខងារអាជីវកម្មសំខាន់ៗ ហើយផែនការនិរន្តរភាព ពីគ្រោះមហន្តរាយ ត្រូវបានធ្វើឡើង សម្រាប់ប្រព័ន្ធកម្មវិធីផ្សេងៗ។ លំហាត់សាកល្បង លើផែនការទាំងពីរនេះ តែងតែ ត្រូវបានធ្វើឡើងជាប្រចាំ។

លើសពីនេះទៀត ជារៀងរាល់ឆ្នាំ ធនាគាររៀបចំជាសិក្ខាសាលា អំពីការគ្រប់គ្រងនិរន្តរភាព អាជីវកម្ម សម្រាប់នាយកដ្ឋានទាំងអស់ឲ្យបានចូលរួម ដើម្បីបង្កើនការយល់ដឹងបន្ថែមទៀត អំពី តួនាទី មុខងារ និងទំនួលខុសត្រូវរបស់ពួកគាត់។

ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ធនាគារសង្កត់ធ្ងន់ លើសារៈសំខាន់នៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងប្តេជ្ញាបង្កើតប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ឲ្យមានប្រសិទ្ធភាពលើ ការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ដោយការអនុលោម ទៅតាមបទប្បញ្ញត្តិច្បាប់ គោលការណ៍ណែនាំ និង ការអនុវត្ត ដែលល្អបំផុត សម្រាប់វិស័យធនាគារ។

ធនាគាររក្សាការអនុវត្ត តាមគោលនយោបាយ និងនីតិវិធី ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ និងជាបន្តបន្ទាប់ ធ្វើបច្ចុប្បន្នកម្មជារៀងរាល់ពីរឆ្នាំម្តង ឬករណីមានការចាំបាច់ ដើម្បីឆ្លុះបញ្ចាំងពីនិន្នាការ និងយន្តការ ថ្មីៗ លើការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។


ប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងប្រព័ន្ធគាំទ្រដទៃទៀតរបស់ធនាគារ បានសម្រួលដល់ការពិនិត្យហានិភ័យប្រឆាំងការសម្អាតប្រាក់ និងតាមដាន លើប្រតិបត្តិការអតិថិជន រួមទាំងការគ្រប់គ្រងបញ្ជីឈ្មោះបុគ្គល និងអង្គភាពហាមឃាត់ (Watchlist Management) ការយក ចិត្តទុកដាក់ស្គាល់អតិថិជន (Customer Due Diligence / «Know Your Customer») និងការ ត្រួតពិនិត្យប្រតិបត្តិការអតិថិជន ដើម្បីការពារ និងប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT Alert Monitoring)។ ធនាគារត្រូវបាននាំនីតិវិធី ធនធានមនុស្ស និងប្រព័ន្ធរបស់ ធនាគារ មានលទ្ធភាពក្នុងការស្វែងរក និងកំណត់ហានិភ័យ ព្រមទាំងរាយការណ៍ប្រតិបត្តិការសង្ស័យ ទៅកាន់និយ័តករ។

កម្មវិធីបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹង ត្រូវបានធ្វើឡើងជាទៀតទាត់។ កម្មវិធីនេះ ត្រូវបានបំពេញបន្ថែមតាមច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែល បានធ្វើបច្ចុប្បន្នភាពចុងក្រោយ ករណីសិក្សាលើប្រតិបត្តិការដាក់ស្តែង អំពីហានិភ័យនៃការសម្អាត ប្រាក់ និងការផ្តល់ហិរញ្ញប្បទានភេរវកម្ម ដោយធ្វើការសង្កត់ធ្ងន់ លើតួនាទី និងការទទួលខុសត្រូវ របស់និយោជិតនីមួយៗ។ ធនាគារបាន និងនឹងបន្តចាត់វិធានការ ដើម្បីកាត់បន្ថយហានិភ័យ ដែល អាចកើតមាន ចំពោះធនាគារ ពាក់ព័ន្ធនឹងសកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និង ស្របពេលជាមួយគ្នានេះ ដើម្បីធានានូវការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ និងគោលការណ៍ណែនាំ របស់អាជ្ញាធរពាក់ព័ន្ធ។

សេចក្តីសន្និដ្ឋាន

ក្រុមប្រឹក្សាភិបាល មានជំនឿថា ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលកំពុងអនុវត្តមានលក្ខណៈគ្រប់គ្រាន់ ក្នុងការការពារផលប្រយោជន៍របស់ភាគទុនិក និងទ្រព្យសកម្មរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាល ទទួលស្គាល់ថា ធនាគារមានដំណើរការ ប្រកបដោយប្រសិទ្ធភាពឥតឈប់ឈរ ចំពោះការកំណត់ វាយតម្លៃ និងគ្រប់គ្រងហានិភ័យធំៗ នៅក្នុងធនាគារ និងបានប្តេជ្ញាបន្តធ្វើការត្រួតពិនិត្យឡើងវិញ នូវប្រតិបត្តិការ និងប្រសិទ្ធភាព នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ រួមបញ្ចូលទាំងការត្រួត ពិនិត្យ ផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ និងការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ ព្រមទាំងការគ្រប់គ្រង ហានិភ័យផងដែរ។


រចនាសម្ព័ន្ធគ្រប់គ្រងក្រុមហ៊ុនមេ



អភិបាលកិច្ចធនាគារ
រចនាសម្ព័ន្ធក្រុមហ៊ុន

រចនាសម្ព័ន្ធក្រុមហ៊ុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១



របាយការណ៍ព័ត៌មានរបស់ធនាគារ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ក្រុមប្រឹក្សាភិបាល	
Datuk Mohd Nasir Bin Ahmad	ប្រធានក្រុមប្រឹក្សាភិបាល/អភិបាលឯករាជ្យមិនប្រតិបត្តិ
បណ្ឌិត ម៉ី កល្យាណ	អភិបាលឯករាជ្យមិនប្រតិបត្តិ (ចូលនិវត្ត នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២)
ឡុង ប៊ាង	អភិបាលឯករាជ្យមិនប្រតិបត្តិ (តែងតាំង នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២)
Aisyah Lam Binti Abdullah	អភិបាលឯករាជ្យមិនប្រតិបត្តិ
Omar Siddiq Bin Amin Noer Rashid	អភិបាលមិនឯករាជ្យមិនប្រតិបត្តិ (លាលែងពីតំណែង នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១)
Ahmad Shazli Bin Kamarulzaman	អភិបាលមិនឯករាជ្យមិនប្រតិបត្តិ
Cheong Weng Teong	អភិបាលមិនឯករាជ្យមិនប្រតិបត្តិ (តែងតាំង នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១)
ប៊ុន យ៉ន	អភិបាលមិនឯករាជ្យមិនប្រតិបត្តិ
គណៈកម្មាធិការសវនកម្ម	
បណ្ឌិត ម៉ី កល្យាណ	ប្រធាន/អភិបាលឯករាជ្យមិនប្រតិបត្តិ (ចូលនិវត្ត នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២)
ឡុង ប៊ាង	ប្រធាន/អភិបាលឯករាជ្យមិនប្រតិបត្តិ (តែងតាំង នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២)
Datuk Mohd Nasir Bin Ahmad	អភិបាលឯករាជ្យមិនប្រតិបត្តិ
Aisyah Lam Binti Abdullah	អភិបាលឯករាជ្យមិនប្រតិបត្តិ
គណៈកម្មាធិការហានិភ័យ	
Aisyah Lam Binti Abdullah	ប្រធាន/អភិបាលឯករាជ្យមិនប្រតិបត្តិ
ប៊ុន យ៉ន	ប្រធាននាយកប្រតិបត្តិ/អភិបាលប្រតិបត្តិ
គៀន វឌ្ឍនា	នាយកគ្រប់គ្រងហានិភ័យ
ហុង ជៀប	នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម
ហេង ធីតា	នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល (លាលែងពីតំណែង នាខែកក្កដា ឆ្នាំ២០២១)
ហេង វិបុល	នាយកបច្ចេកវិទ្យា និងប្រតិបត្តិការ
ហេង វុទ្ធី	នាយកហិរញ្ញវត្ថុ
គី សាណា	នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ
គណៈកម្មាធិការគ្រប់គ្រង	
ប៊ុន យ៉ន	ប្រធាននាយកប្រតិបត្តិ
ហេង ធីតា	នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល (លាលែងពីតំណែង នាខែកក្កដា ឆ្នាំ២០២១)
ប៊ុច សុម៉ាលី	នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល (តែងតាំង នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២២)
ហេង តូរ៉ង់	នាយករតនាភិបាល និងទីផ្សារ
ហុង ជៀប	នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម
គៀន វឌ្ឍនា	នាយកគ្រប់គ្រងហានិភ័យ
ហេង វុទ្ធី	នាយកហិរញ្ញវត្ថុ
អ៊ុំ ចិន្តាកក្កិ	នាយកធនធានសាជីវកម្ម
ហេង វិបុល	នាយកបច្ចេកវិទ្យា និងប្រតិបត្តិការ
គី សាណា	នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ
អ៊ុក ថានិន	នាយកគ្រប់គ្រងផលិតផល
Seng Kok Wing	នាយកយុទ្ធសាស្ត្រ (តែងតាំងជាសមាជិក នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២)
(អ្នកចូលរួមអចិន្ត្រៃយ៍របស់គណៈកម្មាធិការ រួមមាន នាយកសវនកម្មផ្ទៃក្នុង និងនាយកប្រតិបត្តិតាម)	

អភិបាលកិច្ចធនាគារ
របាយការណ៍ព័ត៌មានរបស់ធនាគារ

គណៈកម្មាធិការឥណទានកម្ពុជា	
គៀន វឌ្ឍនា	ប្រធាន/នាយកគ្រប់គ្រងហានិភ័យ
ប៊ុន យ៉ន	ប្រធានជំនួស/ប្រធាននាយកប្រតិបត្តិ/អភិបាលប្រតិបត្តិ
ហុង ជៀប	នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម
ហេង ធីតា	នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល (លាលែងពីតំណែង នាខែកក្កដា ឆ្នាំ២០២១)
សំ វណ្ណៈ	នាយកឥណទានបុគ្គល (តែងតាំងជាសមាជិក នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២)
ចំណាន វនិតា	ប្រធានគ្រប់គ្រងឥណទាន
John Chuah Keat Kong	ទីប្រឹក្សាឥណទានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម
គី សាណា	នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ
ហុង ប៊ុនរៀត	នាយកផ្នែកអាជីវកម្មនៃសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម
Chong Kok Ping	នាយកគ្រប់គ្រងឥណទានថ្នាក់តំបន់
Lim Gek Peng	ប្រធានគ្រប់គ្រងឥណទានពាណិជ្ជកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ
Michael Ng Mun Seng	នាយកវិភាគហានិភ័យឥណទាន

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្មកម្ពុជា	
ប៊ុន យ៉ន	ប្រធាន/ប្រធាននាយកប្រតិបត្តិ/អភិបាលប្រតិបត្តិ
ហេង ធីតា	នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល (លាលែងពីតំណែង នាខែកក្កដា ឆ្នាំ២០២១)
ប៊ុច សុម៉ាលី	នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល (តែងតាំង នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២២)
ហុង ជៀប	នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម
ហេង វុទ្ធី	នាយកហិរញ្ញវត្ថុ
ហេង តូរ៉ង់	នាយករតនាភិបាល និងទីផ្សារ
គី សាណា	នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ
គៀន វឌ្ឍនា	នាយកគ្រប់គ្រងហានិភ័យ
Seng Kok Wing	នាយកយុទ្ធសាស្ត្រ (តែងតាំងជាសមាជិក នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២)

លេខាធិការក្រុមហ៊ុន៖	
លី សោភា	
Datin Rossaya Mohd Nashir	

លេខចុះបញ្ជី៖	
00010524	

ការិយាល័យចុះបញ្ជី៖	
២០អាបេ មហាវិថីព្រះនរោត្តម កែងផ្លូវ១១៨ សង្កាត់ផ្សារចាស់ រាជធានីភ្នំពេញ ១២២០៣ ព្រះរាជាណាចក្រកម្ពុជា	
ទូរសព្ទ៖	+៨៥៥ ២៣ ៩៨៨ ៣៨៨
ទូរសារ៖	+៨៥៥ ២៣ ៩៨៨ ០៩៩
គេហទំព័រ៖	www.cimbbank.com.kh

សវនករ៖	
PricewaterhouseCoopers (Cambodia) Ltd.	
៥៨C មហាវិថីព្រះសីហនុ សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ១២២១០	
ប្រអប់សំបុត្រ៖ ១១៤៧	
ទូរសព្ទ៖	+៨៥៥ ២៣ ៨៦០ ៦០៦
ទូរសារ៖	+៨៥៥ ២៣ ២១១ ៥៩៤
គេហទំព័រ៖	www.pwc.com.kh

ព្រឹត្តិការណ៍សំខាន់ៗ និងការចុះផ្សាយក្នុងសារព័ត៌មាន នៅឆ្នាំ២០២១

៦០ ព្រឹត្តិការណ៍សំខាន់ៗ

៦៤ ការចុះផ្សាយក្នុងសារព័ត៌មាន





ព្រឹត្តិការណ៍សំខាន់ៗ

កម្មវិធីទំនួលខុសត្រូវសង្គម

កម្មវិធីបរិច្ចាគ ដល់អង្គការបង្រៀន ដើម្បីកម្ពុជា (TFC)

ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅការិយាល័យកណ្តាល
អគារ Exchange Square រាជធានីភ្នំពេញ

ការអប់រំគឺជាវិស័យស្នូលមួយ នៃកម្មវិធីទំនួលខុសត្រូវសង្គមរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ ធនាគារតែងតែខិតខំបង្កើន ដល់អង្គការដែលយកចិត្តទុកដាក់គាំទ្រយ៉ាងពេញទំហឹង ចំពោះសិស្សនិស្សិតខ្វះខាត ក្នុងសហគមន៍ក្រីក្រ ដើម្បីមានលទ្ធភាពទទួលបានឱកាសអប់រំកាន់តែល្អប្រសើរ។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានបរិច្ចាគថវិកា ចំនួន ៤០លានរៀល ដល់អង្គការបង្រៀន ដើម្បីកម្ពុជា (TFC) ដែលជាការរួមចំណែកដោះស្រាយបញ្ហាវិសមភាព នៃការអប់រំ ដោយផ្តល់ឱកាសអប់រំ ដល់យុវជនលេចធ្លោមានសមត្ថភាព ដែលនឹងក្លាយជាអ្នកដឹកនាំជំនាន់ក្រោយតាមរយៈការជួយជ្រោមជ្រែងនេះ។

កម្មវិធីបរិច្ចាគ ដល់មជ្ឈមណ្ឌលសូត្រខ្មែរ

ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសូត្រខ្មែរ
សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានខិតខំបង្កើន ដល់មជ្ឈមណ្ឌលសូត្រខ្មែរ ដែលជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គមរបស់ខ្លួន លើវិស័យអប់រំ និងសង្គមកិច្ច។ ធនាគារបានបរិច្ចាគសម្ភារៈពិសោធន៍ទំនើបចំនួនពីរគ្រឿង ដើម្បីជំរុញដល់ការផលិតចំណីសិប្បនិម្មិត និងបង្កើតពូជដង្កូវនាងល្អៗ ក៏ដូចជាលើកកម្ពស់អត្តសញ្ញាណ និងកេរដំណែលសូត្រខ្មែរ នៅទូទាំងប្រទេសក៏ដូចជាទៅដល់សាកលលោក។ ចំពោះផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស ធនាគារបានខិតខំអាហារូបករណ៍ ដល់និស្សិតចំនួនប្រាំបួន នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដែលបានធ្វើការងារស្ម័គ្រចិត្ត ក្នុងមជ្ឈមណ្ឌលសូត្រខ្មែរ។



កម្មវិធីបរិច្ចាគ ដល់អង្គការ LITTLE HEARTS

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅការិយាល័យអង្គការ LITTLE HEART រាជធានីភ្នំពេញ

ជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គម ដើម្បីជួយត្រឡប់ទៅដល់សង្គម ដែលខ្លួនកំពុងប្រកបអាជីវកម្ម ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានបន្តពង្រីកសកម្មភាពសប្បុរសធម៌របស់ខ្លួនជាមួយនឹងអង្គការដៃគូមួយទៀត គឺអង្គការ Little Heart។ ធនាគារបានបរិច្ចាគគ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សា ដើម្បីជួយគាំទ្រដល់កុមារ នៃអង្គការ Little Heart និងរួមចំណែកក្នុងបេសកកម្មរបស់អង្គការនេះ ដើម្បីជួយសង្គ្រោះកុមារគ្មានទីពឹង ដែលរស់នៅលំបាក នៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា។



ព្រឹត្តិការណ៍សំខាន់ៗ និងការចុះផ្សាយក្នុងសារព័ត៌មាន នៅឆ្នាំ២០២១
ព្រឹត្តិការណ៍សំខាន់ៗ

ការផ្តល់ជំនួយ ដើម្បីប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ជាមួយនឹងអាជ្ញាធរ ក្នុងរាជធានីភ្នំពេញ

ដើម្បីរួមចំណែកជួយដល់រាជរដ្ឋាភិបាល ក្នុងការប្រឆាំងនឹងការរាតត្បាត នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានផ្គត់ផ្គង់សម្ភារៈបរិក្ខារសំខាន់ៗ ដែលជាតម្រូវការ រួមមានឧបករណ៍តេស្តជំងឺរហ័ស ម៉ាសការពារ និងទឹកអាស់កុល ដល់អាជ្ញាធរមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ។ ធនាគារបានរួមចំណែក ដល់ការអភិវឌ្ឍវិស័យសុខាភិបាលរបស់ប្រទេស ជាច្រើនឆ្នាំ កន្លងមកហើយ ជាពិសេសចាប់តាំងពីពេលចាប់ផ្តើម នៃការរាតត្បាតនៃជំងឺឆ្លងដែរ ដោយឧបត្ថម្ភទាំងផ្នែកហិរញ្ញវត្ថុ និងការចូលរួមដោយផ្ទាល់ ដល់ភាគីពាក់ព័ន្ធនានា ដូចជាវិស័យឯកជន អង្គការ ក្រៅរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចជាដើម។

កម្មវិធីបរិច្ចាគ ដល់មជ្ឈមណ្ឌលសូត្រខ្មែរ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ



កម្មវិធីបរិច្ចាគ ដល់មជ្ឈមណ្ឌលសូត្រខ្មែរ

ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ

កម្មវិធីបរិច្ចាគ ដល់រដ្ឋបាលខណ្ឌ៧មករា

ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ



កម្មវិធីបរិច្ចាគ ដល់រដ្ឋបាលខណ្ឌចំការមន

ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ

កម្មវិធីបរិច្ចាគ ដល់រដ្ឋបាលខណ្ឌដូនពេញ

ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ



កម្មវិធី និងព្រឹត្តិការណ៍

ទិវាទីអន្តរជាតិរបស់ធនាគារ ស៊ីអាយអិមប៊ី

ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នៅការិយាល័យកណ្តាល អគារ Exchange Square រាជធានីភ្នំពេញ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានប្រារព្ធទិវាទីអន្តរជាតិ ក្រោមអធិបតីភាពរបស់ប្រធាននាយកប្រតិបត្តិ និងគណៈគ្រប់គ្រងរបស់ធនាគារ រួមទាំងបុគ្គលិក ប្រមាណ ៥០នាក់។ កម្មវិធីនេះ ត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ការយល់ដឹង អំពីសារៈសំខាន់របស់ស្ត្រី ក្នុងការអភិវឌ្ឍសង្គម និងជាផ្នែកមួយ នៃការអបអរដល់ស្ត្រី ក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។ ដើម្បីបង្ហាញការថ្លែងអំណរគុណ ដល់បុគ្គលិកស្ត្រីទាំងអស់ ធនាគារបានប្រកាស និងអបអរសាទរ ដល់ម្ចាស់ជ័យលាភីទាំងប្រាំរូប នៃពានរង្វាន់ «ស្ត្រីមានឥទ្ធិពលបំផុត ឆ្នាំ២០២០» ផងដែរ។



ទិវាថ្លែងអំណរគុណអតិថិជន របស់ធនាគារ ស៊ីអាយអិមប៊ី

ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅគ្រប់សាខារបស់ធនាគារ ស៊ីអាយអិមប៊ី ទូទាំងប្រទេស

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានប្រារព្ធទិវាថ្លែងអំណរគុណអតិថិជន ក្រោមពាក្យស្លោក «យើងខ្ញុំស្រឡាញ់អតិថិជន»។ កម្មវិធីនេះបានបង្កើតភាពភ្ញាក់ផ្អើលរីករាយ ដល់អតិថិជនទាំងអស់ដែលបានអញ្ជើញមកសាខាធនាគារ នៅទូទាំងប្រទេស ដោយមានការផ្តល់ជូនការដូនតាដូនស្រីយ៉ាងផងដែរ។ ដើម្បីបង្ហាញពីការថ្លែងអំណរគុណ ចំពោះការបន្តគាំទ្ររបស់អតិថិជន គណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ រួមទាំងប្រធាននាយកប្រតិបត្តិ បានបង្ហាញវត្ថុមាន និងបម្រើអតិថិជនដោយផ្ទាល់ នៅសាខាទៀតផង។



កិច្ចប្រជុំបុគ្គលិក របស់ធនាគារ ស៊ីអាយអិមប៊ី ឆ្នាំ២០២១

ថ្ងៃទី០៤ ខែមិថុនា និងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅការិយាល័យកណ្តាល អគារ Exchange Square រាជធានីភ្នំពេញ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានរៀបចំកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ តាមរយៈប្រព័ន្ធអនឡាញ នៅទូទាំងធនាគារ ក្នុងអំឡុងពេលរាតត្បាត នៃជំងឺកូវីដ-១៩ ដើម្បីជូនដំណឹង ដល់និយោជិតទាំងអស់ អំពីលទ្ធផល និងការវិវឌ្ឍអាជីវកម្ម ក្នុងឆ្នាំ២០២១ ក៏ដូចជាពិភាក្សា អំពីយុទ្ធសាស្ត្រ និងផែនការរបស់ធនាគារ សម្រាប់ឆ្នាំ២០២២។ កម្មវិធីនេះផ្តល់ឱកាសឲ្យនិយោជិត នូវក្របខណ្ឌជ័រជែកដោយបើកចំហរ ជាមួយនឹងគណៈគ្រប់គ្រងរបស់ធនាគារ លើកឡើងពីការលំបាករបស់ពួកគេ និងផ្តល់ជាមតិយោបល់ ក្នុងន័យស្ថាបនាផងដែរ។

Town Hall Agenda

- 1) COVID-19 Update
- 2) Bank Performance
- 3) Staff Attrition Rate
- 4) Branch Network Project
- 5) 2022 Direction

ព្រឹត្តិការណ៍សំខាន់ៗ និងការចុះផ្សាយក្នុងសារព័ត៌មាន នៅឆ្នាំ២០២១
ព្រឹត្តិការណ៍សំខាន់ៗ

ការចាប់ផ្តើមសហការជាផ្លូវការ ជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យធំៗ

ជាផ្នែកមួយ នៃផែនការយុទ្ធសាស្ត្រវិស័យ ក្នុងការខិតខំកាន់តែជិត ជាមួយនឹងអតិថិជន សម្រាប់ផលិតផលឥណទានគេហដ្ឋាន ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានប្រារព្ធពិធីចុះហត្ថលេខាលើ អនុស្សាវរណ៍យោគយល់គ្នា នៃការចាប់ផ្តើមសហការជាផ្លូវការ ជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យធំៗ ក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ អតិថិជនទាំងអស់ ដែលស្នើសុំ ឥណទានគេហដ្ឋាន ក្នុងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ពីបុរីដៃគូ របស់ធនាគារ នឹងទទួលបានអត្ថប្រយោជន៍ពិសេស រួមមានទំហំឥណទានពេញ ១០០% រយៈពេលឥណទាន រហូតដល់ ២៥ឆ្នាំ និងអត្រាការប្រាក់ ចាប់ពី ៧,៥% រួមទាំងលក្ខខណ្ឌអនុគ្រោះផ្សេងទៀតផងដែរ។

ពិធីចុះហត្ថលេខា លើអនុស្សាវរណ៍យោគយល់ ជាមួយនឹងក្រុមហ៊ុន URBANDLAND

ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នៅការិយាល័យក្រុមហ៊ុន URBANDLAND រាជធានីភ្នំពេញ



ពិធីចុះហត្ថលេខា លើអនុស្សាវរណ៍យោគយល់ ជាមួយនឹងបុរី សុវណ្ណភូមិ

ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅការិយាល័យបុរី សុវណ្ណភូមិ រាជធានីភ្នំពេញ



ពិធីចុះហត្ថលេខា លើអនុស្សាវរណ៍យោគយល់ ជាមួយនឹងក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្តីតវីលេច

ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅការិយាល័យក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្តីតវីលេច រាជធានីភ្នំពេញ



ពិធីចុះហត្ថលេខា លើអនុស្សាវរណ៍យោគយល់ ជាមួយនឹងបុរី ប៉េង ហូត

ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅការិយាល័យបុរី ប៉េង ហូត រាជធានីភ្នំពេញ



ការចុះផ្សាយក្នុងសារព័ត៌មាន

CIMB Bank: Giving Back to the Community is in our DNA

At CIMB Bank, we understand the vital role banks play in a thriving society and we care about our impact. This is why we work every day to meet the needs of our customers, people and the communities we serve.

In line with CIMB Group's vision and mission, CIMB Bank has aimed to make positive changes and impacts in Cambodia by creating its own both short-term and long-term concrete approach and plan by bringing relevant regional CSR projects and organizing different local charity events in contribution to the country's development and sustainability in four significant main pillars – **Education, Health and Community Wellbeing, Economic Empowerment, Climate and Environment**.



Scholarship

We are passionate about giving young people from all walks of life the chance to thrive. That's why we are giving students international and domestic scholarship opportunities to develop their skills, realize their potential and make meaningful contribution to the society. This year, 8 students in various fields have been awarded the scholarship. Most noticeably, an ASEAN Scholarship recipient recently graduated from McGill University Canada, is now taking part in the The Complete Bachelor™ Programme at CIMB Bank's office in Cambodia and will take part in a management role once completed.

Future Skills

Our goal to develop the employability and financial skills of young people remains at the forefront of our minds. Despite the prolonged movement control order due to COVID-19, CIMB Bank has shifted this initiative and conducted skill trainings digitally. Recently, the Bank offered virtual workshop to more than 100 Passerelles numériques Cambodia students and staff the skills such as information security, digital marketing, and career in banking staff skills.

Supporting Local Communities

Young people are not just the focus when it comes to education. Teachers are very important in our society and the backbone of the education. The Bank has donated KHR40 million to support Teach For Cambodia project and KHR41 million to support the National Bank of Cambodia in constructing Buddhist Universities in Battambang and Siem Reap.

 **Health and Community Wellbeing**

Little Hearts Organization (LHO)
LHO is a non-profit NGO with its mission to save abandoned children from a harsh life of poverty on the streets of Cambodia. Our donation ensures that the children continue to receive necessary nutrition as the shelter is struggling with their overseas funding during COVID-19 situation.

Contributions to fight the COVID-19

CIMB Bank, through the Association of Banks in Cambodia (ABC) has funded the Cambodian government to purchase COVID-19 vaccines. In addition to cash contribution, the Bank also offered 5 local districts the needed face masks and alcohol, keeping the front-line staff safe from this highly contagious disease.



Climate and Environment

As a leading ASEAN bank, our greater purpose is to advance customers and society towards a sustainable future. Starting with ourselves, plastic waste awareness posters have been placed in common areas to help staff to be a more conscious consumer. On top of that, the management is actively participating in The Cooler Earth Summit 2021 and other sustainability trainings, we believe as one of the key elements of our strategic theme to become a purpose-driven organization.

In order to preserve and uphold the Khmer silk industry, CIMB Bank donated two modern laboratory materials to Khmer Silk Center, the first laboratory research center of Khmer silk industry in the Kingdom. This contribution is a boost research in achieving the production of artificial food and creating a better silk worm species which is the cause of building a better Khmer silk handicraft and national economy.



Economic Empowerment

In order to preserve and uphold the Khmer silk industry, CIMB Bank donated two modern laboratory materials to Khmer Silk Center, the first laboratory research center of Khmer silk industry in the Kingdom. This contribution is to boost research in achieving the production of artificial food and creating a better silkworm species which is the cause of building a better Khmer silk handicraft and national economy.



Connect with us on:



CIMB Cambodia



23 988 388



www.cimbbank.com.kh

[illegible][illegible][illegible][illegible][illegible]

[illegible]





DATUK MOHD NASIR BIN AHMAD

ប្រធានក្រុមប្រឹក្សាភិបាល / អភិបាលឯករាជ្យមិនប្រតិបត្តិ

សញ្ជាតិម៉ាឡេស៊ី

អាយុ ៦៧ ឆ្នាំ

ត្រូវបានតែងតាំងជា អភិបាល នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩

ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ទាំង ០៦ លើក ក្នុងឆ្នាំ ២០២១

ជាសមាជិកគណៈកម្មាធិការសវនកម្ម



Datuk Mohd Nasir Ahmad ជាសមាជិក នៃសមាគមគណនេយ្យករជំនាញអន្តរជាតិ (Association of Chartered Certified Accountants (ACCA)) នៃចក្រភពអង់គ្លេស ព្រមទាំងជាគណនេយ្យករជំនាញមួយរូប នៃវិទ្យាស្ថាន គណនេយ្យករម៉ាឡេស៊ី (Malaysian Institute of Accountants (MIA)) ហើយលោកបានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម (ឯកទេសហិរញ្ញវត្ថុ) ពីសាកលវិទ្យាល័យ កេប៉ាងសាន ម៉ាឡេស៊ី (Universiti Kebangsaan Malaysia) ប្រទេសម៉ាឡេស៊ី។

លោកត្រូវបានតែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាល / អភិបាលឯករាជ្យមិនប្រតិបត្តិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

Datuk Mohd Nasir ត្រូវបានតែងតាំងជា អភិបាលឯករាជ្យ នៃស៊ីអាយអិមប៊ី គ្រុប ហូលដ្យីងប៊ីហ្គេម (CIMB Group Holdings Berhad) ចាប់តាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ និងត្រូវបានតែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាល / អភិបាលឯករាជ្យ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។ Datuk Mohd Nasir ក៏ធ្លាប់កាន់មុខតំណែងជា នាយកវិទ្យាស្ថាន គណនេយ្យករម៉ាឡេស៊ី (MIA) ក្នុងអំឡុងពេលពីខែសីហា ឆ្នាំ២០១១ រហូតដល់ខែកក្កដា ឆ្នាំ២០១៣។ នៅក្នុងខែកញ្ញា ឆ្នាំ២០១៣ លោកត្រូវបានជ្រើសតាំងធ្វើជា សមាជិកក្រុមប្រឹក្សា របស់ ACCA នៃចក្រភពអង់គ្លេស និងត្រូវបានជ្រើសតាំងម្តងទៀត នៅខែកញ្ញា ឆ្នាំ២០១៦ និង ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកបាននាំយកនូវបទពិសោធន៍ដ៏ទូលំទូលាយ លើផ្នែកដឹកនាំគ្រប់គ្រង ហិរញ្ញវត្ថុ និងគណនេយ្យ ដែលលោកមានក្នុងអំឡុងពេលជាង៤០ឆ្នាំនេះ ដោយលោកបានចាប់ផ្តើមការងារដំបូងជាកម្មសិក្សាការីគណនេយ្យ ជាមួយក្រុមហ៊ុន តេណាហ្គា ណេសិនណាល ប៊ីហ្គេម (Tenaga Nasional Berhad (TNB)) នៅក្នុងឆ្នាំ១៩៧៩ ហើយលោកបានផ្លាស់ប្តូរមុខតំណែងជាច្រើន នៅក្នុងនាយកដ្ឋានហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះ។

នៅក្នុងខែមករា ឆ្នាំ១៩៩៣ Datuk Mohd Nasir ត្រូវបានតែងតាំងជា អ្នកត្រួតពិនិត្យហិរញ្ញវត្ថុ នៅក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TNB គឺក្រុមហ៊ុនម៉ាឡេស៊ី ត្រែនស្វ័រម៉េរ មេនូហ្វេកតឡើង អេសឌីអិន ប៊ីហ្គេម (Malaysia Transformer Manufacturing Sdn Bhd) មុនពេលដែលលោកត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ ក្នុងខែមិថុនា ឆ្នាំ១៩៩៤។

នៅក្នុងខែមករា ឆ្នាំ២០០០ លោកបានចូលបម្រើការងារក្រុមហ៊ុន ស្សារីកាត់ ពីម៉ូដាឡាន កេប៉ាងសាន ប៊ីហ្គេម (Sharikat Permodalan Kebangsaan Berhad) ក្នុងតំណែងជា ប្រធាននាយកប្រតិបត្តិ។ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០១ លោកត្រូវបានតែងតាំងជា ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន ប៊ីប៉ាដាណាន អ៊ុសាហាវ៉ាន ណេសិនណាល ប៊ីហ្គេម (Perbadanan Usahawan Nasional Berhad) ហើយលោកបន្តកាន់តំណែងនេះ រហូតដល់ពេលលោកចូលនិវត្ត នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១១។

Datuk Mohd Nasir ក៏មានតំណែងជាអភិបាល នៅក្នុងក្រុមហ៊ុនផ្សេងៗទៀត ដែលមានដូចជា ព្រូខាស អេសឌីអិន ប៊ីហ្គេម (Prokhas Sdn Bhd) ស៊ីអាយអិមប៊ី អ៊ីអូភី មីនីជីមិន អេសឌីអិន ប៊ីហ្គេម (CIMB EOP Management Sdn Bhd) និងថាច់ អេន ហ្វូ អេសឌីអិន ប៊ីហ្គេម (Touch 'N Go Sdn Bhd)។ លោកក៏ជាប្រធានមូលនិធិ យ៉ាយ៉ាសាន ខែសែស៊ី យ៉ានីតិន (Yayasan Canselor UNITEN) មូលនិធិ ប៊ីដាណា លីដឺស៊ីប (Perdana Leadership Foundation) និងមូលនិធិ ស៊ីអាយអិមប៊ី (CIMB Foundation) ផងដែរ។

ប្រវត្តិសង្ខេបរបស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការគ្រប់គ្រង
ក្រុមប្រឹក្សាភិបាល

AISYAH LAM BINTI ABDULLAH

អភិបាលកណ្តាលក្រុមប្រឹក្សាភិបាល

សញ្ជាតិម៉ាឡេស៊ី

អាយុ ៥៧ ឆ្នាំ

ត្រូវបានតែងតាំងជា អភិបាល នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨

ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ទាំង ០៦ លើក ក្នុងឆ្នាំ ២០២១

ជាប្រធានគណៈកម្មាធិការហានិភ័យ

ជាសមាជិកគណៈកម្មាធិការសវនកម្ម



លោកស្រី Aisyah Lam ត្រូវបានតែងតាំងជា អភិបាលកណ្តាល និងជាប្រធាននៃគណៈកម្មាធិការហានិភ័យរបស់ធនាគារ ចាប់តាំងពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។ លោកស្រីក៏ជាអភិបាលកណ្តាលនៃធនាគារ ស៊ីអាយអិមប៊ី វៀតណាម និងជាប្រធាននាយកប្រតិបត្តិការ នៃក្រុមគ្លីនិកចាប់សែអាមេរិក (The American Chiropractic Clinic group) នៅប្រទេសវៀតណាមផងដែរ។

លោកស្រីបានចាប់ផ្តើមអាជីពការងារដំបូង ក្នុងវិស័យធនាគារ នៅធនាគារ Standard Chartered Bank។ បន្ទាប់មក លោកស្រីបានប្តូរទៅបំពេញការងារ នៅធនាគារ Deutsche (ប្រទេសម៉ាឡេស៊ី) ក្នុងឆ្នាំ១៩៩៤ ដែលនៅកន្លែងនោះ លោកស្រីបានកាន់តួនាទីជា ប្រធានគ្រប់គ្រងសាច់ប្រាក់សាជីវកម្ម ដោយបានបង្កើតពាណិជ្ជកម្មសាជីវកម្ម និងអាជីវកម្មប្រតិបត្តិការ តាមប្រព័ន្ធអ៊ីនធឺណែតដំបូងគេសម្រាប់ធនាគារ Deutsche នៅក្នុងប្រទេសម៉ាឡេស៊ី ហើយបន្ទាប់មកទៀត ចូលរួមក្នុងក្រុមផ្នែកលក់ថ្នាក់តំបន់ នៅប្រទេសសិង្ហបុរី។ នៅក្នុងឆ្នាំ២០០១ លោកស្រីបានផ្លាស់ប្តូរការងារ ទៅក្រុមហ៊ុន IslamicQ.com Asia (ទីក្រុងឡៃប៉ៃ) ដែលនៅទីនោះ លោកស្រីជាអ្នកគ្រប់គ្រងប្រចាំប្រទេសទទួលខុសត្រូវ លើការគ្រប់គ្រង អភិវឌ្ឍ និងអនុវត្តយុទ្ធសាស្ត្រអាជីវកម្ម នៅក្នុងតំបន់អាស៊ី នៃក្រុមហ៊ុននោះ។

នៅឆ្នាំ២០០៣ លោកស្រី Aisyah បានវិលត្រឡប់មកប្រទេសម៉ាឡេស៊ី មកកាន់តួនាទីជាអគ្គនាយកគ្រប់គ្រងទ្រព្យសម្បត្តិ នៃធនាគារ Hong Leong Bank Berhad។ ជាមួយគំណែងនេះ លោកស្រីទទួលខុសត្រូវ លើការពង្រីកអាជីវកម្ម ការបង្កើនផលចំណូល ប្រាក់ចំណូលសកម្មភាពគ្រប់គ្រង ការអភិវឌ្ឍ និងការគ្រប់គ្រង អាទិភាពរបស់ធនាគារ ក៏ដូចជាចាត់ចែងបណ្តាញផ្នែកលក់នៃធនាគារជាន់ខ្ពស់ បន្ថែមទៅលើផ្នែកទំនាក់ទំនងសាខា។ លោកស្រី Aisyah ក៏បានផ្លាស់ទៅបម្រើការងារ នៅធនាគារ Citibank ក្នុងឆ្នាំ២០០៦ ដើម្បីគ្រប់គ្រង និងអភិវឌ្ឍផលចំណូលរបស់ផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិរបស់ធនាគារនេះ នៅប្រទេសក្នុងម៉ាឡេស៊ី។

លោកស្រី Aisyah បានសម្រេចចិត្តចាកចេញទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងឆ្នាំ២០១០ ដើម្បីចាប់យកបទពិសោធន៍ថ្មី ក្នុងការបង្កើតផ្នែកអាជីវកម្មលក់រាយឲ្យធនាគារ Ngan Hang TMCP Bac A។ បេសកកម្មនាពេលនោះ គឺដើម្បីដាក់ចេញនូវហេដ្ឋារចនាសម្ព័ន្ធ ក្នុងធនាគារ ដើម្បីគាំទ្រដល់សេវាកម្ម និងផលិតផលអាជីវកម្មលក់រាយសំខាន់ៗ ស្របតាមគម្រោងយុទ្ធសាស្ត្រ ក្នុងការកសាង និងបណ្តុះផ្នែកនេះ ឲ្យក្លាយជាអាជីវកម្មចម្បងរបស់ធនាគារ។ បន្ទាប់ពីគម្រោងចប់សព្វគ្រប់រួចរាល់ លោកស្រីបានវិលត្រឡប់ទៅធនាគារ Hong Leong Bank Vietnam ដែលនៅទីនោះ ពីឆ្នាំ២០១២ ដល់ ២០១៥ លោកស្រីបានអភិវឌ្ឍ និងកសាងអាជីវកម្មសេវាកម្មហិរញ្ញវត្ថុបុគ្គល សម្រាប់ធនាគារនេះ នៅក្នុងប្រទេសវៀតណាម។

បន្ទាប់ពីអាជីពការងារ ក្នុងវិស័យធនាគារ លោកស្រី Aisyah បានប្តូរការងារទៅវិស័យថែរក្សាសុខភាពវិញ នៅក្នុងឆ្នាំ២០១៦ ហើយបច្ចុប្បន្ននេះ លោកស្រីគ្រប់គ្រងក្រុមគ្លីនិកចាប់សែ ក្នុងប្រទេសវៀតណាម ទាំងលើគ្រប់ផ្នែកនៃប្រតិបត្តិការ ក៏ដូចជាការអភិវឌ្ឍអាជីវកម្ម។

លោកស្រី Aisyah Lam បានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែក Chartered Marketing ពី Chartered Institute of Banking ចក្រភពអង់គ្លេស។

ឡុង ប៉ាង

អភិបាលឯករាជ្យមិនប្រតិបត្តិ

សញ្ជាតិខ្មែរ

អាយុ ៤២ ឆ្នាំ

ត្រូវបានតែងតាំងជា អភិបាល នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២

ជាប្រធានគណៈកម្មាធិការសវនកម្ម



លោក ឡុង ប៉ាង ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិក នៃមជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការ ផ្នែកពាណិជ្ជកម្ម។ លោកបានបញ្ចប់ការសិក្សា ថ្នាក់បណ្ឌិតបត្រជាន់ខ្ពស់ នីតិសាស្ត្រ ផ្នែកពាណិជ្ជកម្មអន្តរជាតិ និងប្រឹក្សាសហគ្រាស ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។

លោកត្រូវបានតែងតាំងជា អភិបាលឯករាជ្យមិនប្រតិបត្តិ និងជាប្រធានគណៈកម្មាធិការសវនកម្មរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ចាប់តាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។

លោកត្រូវបានតែងតាំងជា អភិបាលឯករាជ្យមួយរូប នៃក្រុមហ៊ុន លី ហ្គូ អ៊ិនស្តឺរ នៅក្នុងខែមីនាឆ្នាំ២០១៩ និង តែងតាំងជា ប្រធានគណៈកម្មាធិការសវនកម្ម របស់ក្រុមហ៊ុននេះ នាដើមឆ្នាំ២០២០ រហូតដល់ពេលលោកលាលប់ពីតំណែងទាំងពីរ នៅក្នុងក្រុមហ៊ុននេះ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។

លោកបាននាំយកនូវបទពិសោធន៍ដ៏ទូលំទូលាយ លើការដឹកនាំ គ្រប់គ្រង រួមទាំងវិជ្ជាជីវៈ ផ្នែកច្បាប់ ដោយលោកបានផ្តល់ការប្រឹក្សា ជូនអតិថិជន លើវិស័យជាច្រើន រួមមាន (តែមិនកំណត់ត្រឹម) វិស័យអចលនទ្រព្យ និងការសាងសង់ ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ទូរគមនាគមន៍ ទេសចរណ៍ និងសណ្ឋាគារ ការងារ ទីផ្សារមូលធន (អាជីវកម្មមូលបត្រ និង ឧបករណ៍និស្សន្ទ) កិច្ចសន្យាទិញ-លក់ទំនិញ និងសេវាកម្ម ហិរញ្ញប្បទានគម្រោង ការអង្កេតផ្នែកច្បាប់ អាជីវកម្មកម្មន្តសាល និងការធ្វើជាតំណាងឲ្យកូនក្តី នៅក្នុងតុលាការ សម្រាប់រឿងក្តីរដ្ឋប្បវេណី និងពាណិជ្ជកម្ម។

ចាប់តាំងពីឆ្នាំ២០១៨មក ក្នុងនាមជាមជ្ឈត្តការជាន់ខ្ពស់ និងជំនាញមួយរូប លោកបានចូលរួមគ្រប់គ្រងសម្រេច និងដឹកនាំរឿងក្តីមជ្ឈត្តកម្ម និងសវនការមជ្ឈត្តកម្ម ដែលទាក់ទងនឹងសេចក្តីសម្រេច លើវិវាទពាណិជ្ជកម្ម ជាពិសេសទាក់ទងនឹងរឿងពាណិជ្ជកម្មអន្តរជាតិ កិច្ចសន្យាផ្គត់ផ្គង់ និងផ្តល់សេវាកម្ម និងបញ្ហាទាក់ទងនឹងការសាងសង់។

ក្នុងឆ្នាំ២០២២ លោកទទួលបានគុណវុឌ្ឍិជា សន្ទានករ ដែលទទួលស្គាល់ដោយមជ្ឈមណ្ឌលដោះស្រាយវិវាទ (Centre for Effective Dispute Resolution («CEDR»)) ដែលមានទីតាំង នៅចក្រភពអង់គ្លេស។

លោក ប៉ាង ជាសហភាគី នៃការិយាល័យមេធាវី ភីវ៉ាយធី និងសហភាគី (PYT & Associates) ដែលបានចុះបញ្ជី ជាមួយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។ លោកមានតួនាទីដឹកនាំលើវិស័យធនាគារ និងហិរញ្ញវត្ថុ ហិរញ្ញប្បទានគម្រោង ធានារ៉ាប់រង ទូរគមនាគមន៍ ទេសចរណ៍ និងសណ្ឋាគារ ការងារ ការដោះស្រាយវិវាទ ក្នុងយុត្តាធិការ នៃនិយ័តកម្មលបត្រកម្ពុជា និងមជ្ឈត្តការ ផ្នែកពាណិជ្ជកម្ម រួមទាំងរឿងក្តីរដ្ឋប្បវេណី និងពាណិជ្ជកម្មផងដែរ។ លោកក៏ចូលរួមដឹកនាំ លើវិស័យផ្សេងទៀត ដូចជាអចលនទ្រព្យ និងការសាងសង់ (ប្រតិបត្តិការ) ការបញ្ចូល និងការទិញភាគហ៊ុន និងទីផ្សារមូលបត្រ និងឧបករណ៍និស្សន្ទ រួមទាំងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈលើកដំបូង (Initial Public Offering «IPO»)។

ប្រវត្តិសង្ខេបរបស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការគ្រប់គ្រង
ក្រុមប្រឹក្សាភិបាល

បណ្ឌិត ម៉ី កល្យាណ

អភិបាលឯករាជ្យមិនប្រតិបត្តិ

សញ្ជាតិខ្មែរ

អាយុ ៦៩ ឆ្នាំ

ត្រូវបានតែងតាំងជា អភិបាល នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២*

ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ទាំង ០៦ លើក ក្នុងឆ្នាំ២០២១

ជាប្រធានគណៈកម្មាធិការសវនកម្ម*

(ចូលនិវត្ត ពីធនាគារ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២)

បណ្ឌិត ម៉ី កល្យាណ បានបញ្ចប់ការសិក្សា ថ្នាក់បណ្ឌិត ផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យ កូបេ (Kobe University) ប្រទេសជប៉ុន នៅឆ្នាំ១៩៨៤។ បន្ទាប់មក លោកបានទទួលការបណ្តុះបណ្តាល វគ្គជំនាញរយៈពេលខ្លី ស្តីពីការអភិវឌ្ឍ ពីទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ ធនាគារពិភពលោក និងសាកលវិទ្យាល័យ ហារវ៉ាដ (Harvard University)។ លោកមានបទពិសោធន៍យ៉ាងទូលំទូលាយ លើផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងពិភពលោក។

បច្ចុប្បន្ន លោកមានតួនាទីផ្លូវការចំនួន ០៣ នៅក្នុងក្របខណ្ឌរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រួមមានដូចជា៖ (១) ទីប្រឹក្សាជាន់ខ្ពស់ (ឋានៈរដ្ឋមន្ត្រី) នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (Supreme National Economic Council) ដែលជាទីប្រឹក្សាសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រី (២) ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ និង (៣) ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា។ មុនពេលចូលបម្រើតួនាទីទាំងនោះ លោកធ្លាប់បានបំពេញការងារជា អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ សម្រាប់កម្មវិធីសហប្រតិបត្តិការរបស់ UN/FAO-World Bank ប្រចាំនៅទីក្រុងវ៉ូរ៉េ ប្រទេសអ៊ីតាលី អស់រយៈពេល ២០ឆ្នាំ។ នៅ

ពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ លោកក៏ជាមន្ត្រីហិរញ្ញវត្ថុរបស់សាជីវកម្ម Kanematsu Goshu ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅទីក្រុងអូសាកា និងទីក្រុងតូក្យូផងដែរ។ ក្រៅពីតួនាទី ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល លោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាលមួយរូប នៃក្រុមហ៊ុន ព្រូជិនសល (ខេមបូឌា) ឡាយហ្វ អ៊ីស្ទរិនស៍ ភីអិលស៊ី គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៣ មក។ ក្នុងអំឡុងពេលនៃវិជ្ជាជីវៈរបស់លោក លោកក៏បានធ្វើទស្សនកិច្ច និងបំពេញការងារ នៅតាមបណ្តាប្រទេស ប្រហែលជាង ១០០ប្រទេស។

ជាមួយនឹងបទពិសោធន៍ និងចំណេះដឹងដ៏ទូលំទូលាយ ដែលទទួលបានពីគ្រប់ទិសទី នៅជុំវិញពិភពលោក លោកមានក្តីសោមនស្ស ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ។ លោកមានជំនឿថា ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ គឺជាគន្លឹះសំខាន់មួយ ដែលនាំប្រទេសកម្ពុជា ទៅរកការអភិវឌ្ឍ និងភាពជោគជ័យ។

AHMAD SHAZLI BIN KAMARULZAMAN

អភិបាលមិនឯករាជ្យមិនប្រតិបត្តិ

សញ្ជាតិម៉ាឡេស៊ី

អាយុ ៥០ ឆ្នាំ

ត្រូវបានតែងតាំងជា អភិបាល នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩

ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ទាំង ០៦ លើក ក្នុងឆ្នាំ២០២១



លោក Ahmad Shazli Bin Kamarulzaman បានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រ (កិត្តិយស) ជំនាញសេដ្ឋកិច្ច និងគណនេយ្យ ពីសាកលវិទ្យាល័យ ប្រីស្តុល (University of Bristol) នៃចក្រភពអង់គ្លេស។

លោកត្រូវបានតែងតាំងជា អភិបាលមិនឯករាជ្យមិនប្រតិបត្តិ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

លោក Ahmad Shazli Kamarulzaman ជាអនុប្រធាននាយកប្រតិបត្តិ នៃនាយកដ្ឋានសេវាកម្ម ហិរញ្ញវត្ថុពាណិជ្ជកម្ម របស់ស៊ីអាយអិមប៊ី គ្រុប និងនាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម នៃធនាគារ ស៊ីអាយអិមប៊ី នៅប្រទេសម៉ាឡេស៊ី។

ក្នុងនាមជាអនុប្រធាននាយកប្រតិបត្តិ នៃនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម របស់ស៊ីអាយអិមប៊ី គ្រុប លោក Ahmad Shazli ទទួលបន្ទុកគ្រប់គ្រង លើអាជីវកម្មរបស់ស៊ីអាយអិមប៊ី គ្រុប និងផ្នែកសហគ្រាសធុនតូច និងមធ្យម នៃធនាគារ ស៊ីអាយអិមប៊ី នៅប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ថៃ និងកម្ពុជា។

ក្នុងនាមជានាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម នៃធនាគារ ស៊ីអាយអិមប៊ី នៅប្រទេសម៉ាឡេស៊ី លោកមានទំនួលខុសត្រូវ លើផ្នែកអាជីវកម្ម និងផ្នែកសហគ្រាសធុនតូច និងមធ្យម ក្នុងប្រទេសម៉ាឡេស៊ីទាំងមូល។ ការទទួលខុសត្រូវរបស់លោករួមមានលើផ្នែកយុទ្ធសាស្ត្រ ឥណទាន ការគ្រប់គ្រង អតិថិជន ផលិតផល និងសេវាកម្ម ទាំងក្នុងផ្នែកសេវាកម្ម / អាជីវកម្មធនាគារទូទៅ (Conventional Banking) និងផ្នែកសេវាកម្ម / អាជីវកម្មធនាគារឥស្លាម (Islamic Banking)។ លោកក៏គ្រប់គ្រងលើប្រតិបត្តិការរឹងសារជំនួញ និងជួលផងដែរ។

លោក Shazli បានដឹកនាំការផ្លាស់ប្តូរដ៏ជោគជ័យខ្លាំងមួយ លើនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម នៃធនាគារ ស៊ីអាយអិមប៊ី នៅប្រទេសម៉ាឡេស៊ី ហើយក្រោមការដឹកនាំរបស់លោក អាជីវកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម បានបោះជំហានរីកចម្រើនគួរឲ្យកោតសរសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្ម ជាមួយស៊ីអាយអិមប៊ី នៅខែមករា ឆ្នាំ២០០៦ លោកជាបុគ្គលឆ្លើយតប នៅក្នុងប្រតិបត្តិការស្តារ / ប្រមូលបំណុលរបស់ស៊ីអាយអិមប៊ី គ្រុប ដោយលោកបានបង្កើតគ្រប់គ្រងទ្រព្យសម្បត្តិពិសេស ដើម្បីស្តារឡើងវិញ នូវឥណទានមិនដំណើរការ របស់នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម / សហគ្រាសធុនតូច និងមធ្យម និងនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល។ លោកជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ សាថិន (Sathorn Asset Management Co.) (ប្រទេសថៃ) និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិពិសេស អាស៊ីអាគ្នេយ៍ ប៊េហាដ (Southeast Asia Special Asset Management Berhad) ដែលជាក្រុមហ៊ុន Special Purpose Vehicle បង្កើតឡើងដើម្បីទិញទ្រព្យ / កម្ចី ដែលដាក់លក់ ដើម្បីជម្រះបំណុល (distressed loans/assets) ពីធនាគារស៊ីអាយអិមប៊ី នៅប្រទេសម៉ាឡេស៊ី។

លោក Ahmad Shazli បានចាប់ផ្តើមអាជីវកម្មរបស់លោក នៅក្នុងធនាគារពាណិជ្ជ (merchant bank) នាំមុខគេមួយ មុនពេលលោកប្តូរទៅបម្រើការ នៅក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិជាតិរបស់ម៉ាឡេស៊ី ឈ្មោះ ពេងហ្សូសាន ដាណាហាតា ណាសិនណាល ប៊េហាដ (Pengurusan Danaharta Nasional Berhad (ហៅកាត់ថា ដាណាហាតា (Danaharta)))។

បន្ថែមលើសពីនេះ លោក Shazli ក៏ជាស្ថាបនិកមួយរូប និងជាធនាគារិក នៃអង្គការ ក្រុមសកម្មមាតាបិតា ដើម្បីការអប់រំ (Parent Action Group for Education (ហៅកាត់ថា PAGE)) ដែលជាអង្គការមិនមែនរដ្ឋាភិបាល ធ្វើកិច្ចការ ដើម្បីវិស័យអប់រំដំបូងគេបង្អស់របស់ប្រទេសម៉ាឡេស៊ី ដែលមានគោលបំណងផ្តល់ភាពឈានមុខគេ លើប្រព័ន្ធអប់រំរបស់ប្រទេសម៉ាឡេស៊ី។

ប្រវត្តិសង្ខេបរបស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការគ្រប់គ្រង
ក្រុមប្រឹក្សាភិបាល

CHEONG WENG TEONG

អភិបាលមិនឯករាជ្យមិនប្រតិបត្តិ

សញ្ជាតិម៉ាឡេស៊ី

អាយុ ៥៣ ឆ្នាំ

ត្រូវបានតែងតាំងជា អភិបាល នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១

ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ទាំង ០៤ លើកក្នុងឆ្នាំ ២០២១

លោក Cheong Weng Teong បានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញទីផ្សារ ពីសាកលវិទ្យាល័យ អរអិមអាយជី (RMIT University)។ លោកត្រូវបានតែងតាំងជា អភិបាល មិនឯករាជ្យមិនប្រតិបត្តិ របស់ធនាគារ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

បច្ចុប្បន្ននេះ លោកជានាយកសេវាកម្មហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ ស៊ីអាយអិមប៊ី បើកាដ ដែលលោកទទួលបន្ទុក លើការគ្រប់គ្រង និងប្រតិបត្តិការរបស់អាជីវកម្មសេវាកម្មហិរញ្ញវត្ថុបុគ្គល របស់ធនាគារនេះ។ មុនពេលកាន់តំណែងជានាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល លោកគឺជានាយក សេវាកម្មចែកចាយ ផ្នែកសហគ្រាស និងលក់រាយ នៅធនាគារ ស៊ីអាយអិមប៊ី បើកាដ ព្រមទាំងជា នាយកសេវាកម្មចែកចាយសាខារបស់ធនាគារ សៅជីន (Southern Bank)។ មុនចូលបម្រើការងារ នៅ ស៊ីអាយអិមប៊ី គ្រុប (ក្នុងឆ្នាំ ២០០៤) លោកធ្លាប់ជានាយកអភិវឌ្ឍន៍ផ្នែកលក់នៅ អេអាយជី ម៉ាខេតជីង គ្រុប (AIG Marketing Group) និងជានាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារ អេប៊ីអេន អ៊ែមរ៉ូ (ABN AMRO Bank)។

លោកមានបទពិសោធន៍លើសពី ២៥ឆ្នាំ លើផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គល រួមទាំងការគ្រប់គ្រង សាខា និងគ្រប់គ្រង ផ្នែកលក់ និងផលិតផល។ លោកជាបុគ្គលដ៏ឆ្លើយតប ក្នុងការបង្កើត និង អនុវត្តយុទ្ធសាស្ត្រលក់ និងចែកចាយ សម្រាប់សេវាកម្មហិរញ្ញវត្ថុបុគ្គល។ លោកបានផ្លាស់ប្តូរ បណ្តាញសាខា និងមិនមែនសាខា ទៅជាស្ថាប័នផ្នែកលក់ដ៏ខ្លាំងពូកែមួយ។

ប៊ុន យ៉ែន

ប្រធាននាយកប្រតិបត្តិ / អភិបាលទី១និងករណីប្រតិបត្តិ

សញ្ជាតិខ្មែរ

អាយុ ៦៦ ឆ្នាំ

ត្រូវបានតែងតាំងជា អភិបាល នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥

ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ទាំង ០៦ លើក ក្នុងឆ្នាំ២០២១

ជាសមាជិកគណៈកម្មាធិការហានិភ័យ



លោក ប៊ុន យ៉ែន បានទទួលសញ្ញាបត្រឧត្តមសិក្សា ផ្នែកហិរញ្ញវត្ថុ គណនេយ្យ និងធនាគារ ពី ក្រសួងហិរញ្ញវត្ថុ កម្ពុជា នៅឆ្នាំ១៩៨៧។ លោកក៏ជាធនាគារិកជំនាញ (Chartered Banker) ទទួលស្គាល់ដោយវិទ្យាស្ថានជំនាញធនាគារ អាស៊ី (Asian Institute of Chartered Bankers ដែលហៅកាត់ថា «AICB»)។

លោក ប៊ុន យ៉ែន ត្រូវបានតែងតាំងជា ប្រធាននាយកប្រតិបត្តិ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ បន្ទាប់ពីបានកាន់តំណែងជា អគ្គនាយករងរបស់ធនាគារ ចាប់តាំងពីពេលបង្កើតធនាគារដំបូង នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់មក លោកត្រូវបានតែងតាំងជា អភិបាលប្រតិបត្តិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ លោកក៏ជាសមាជិកនៃគណៈកម្មាធិការហានិភ័យរបស់ធនាគារផងដែរ។ លោកបានដឹកនាំធនាគារ ឲ្យទទួលបានប្រាក់ចំណេញ នៅអំឡុងឆ្នាំដំបូង នៃការកាន់តួនាទីជា ប្រធាននាយកប្រតិបត្តិរបស់លោក។ ទោះជាមានការប្រកួតប្រជែង ពីសំណាក់ទីផ្សារ ហើយ ស្តង់ដារផ្ទៃក្នុងរបស់ធនាគារ មានកម្រិតខ្ពស់យ៉ាងណាក៏ដោយ លោក ប៊ុន យ៉ែន នៅតែអាចដឹកនាំ អាជីវកម្មរបស់ធនាគារ ស៊ីអាយអិមប៊ី ឲ្យបន្តទទួលបានប្រាក់ចំណេញ ចាប់តាំងពីពេលដែល លោកចូលកាន់តំណែងជា អភិបាលប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ។

ក្នុងតំណែងជាអភិបាលប្រតិបត្តិ / ប្រធាននាយកប្រតិបត្តិ លោក ប៊ុន យ៉ែន ទទួលខុសត្រូវរួម លើ ការអនុវត្តយុទ្ធសាស្ត្ររបស់ធនាគារ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល រៀបចំអាជីវកម្ម របស់ធនាគារ និងដឹកនាំប្រតិបត្តិការ ស្របតាមគោលដៅយុទ្ធសាស្ត្រ និងទិសដៅអាជីវកម្ម។ លោក ធ្វើការដឹកនាំគណៈគ្រប់គ្រង ក្នុងការអនុវត្តយុទ្ធសាស្ត្រ និងទស្សនវិស័យរបស់ធនាគារ។ ក្នុងឋានៈ ជាអភិបាលប្រតិបត្តិ / ប្រធាននាយកប្រតិបត្តិ លោកទទួលខុសត្រូវ ចំពោះមុខក្រុមប្រឹក្សាភិបាល លើប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ។

លោក ប៊ុន យ៉ែន បម្រើការងារ នៅក្នុងវិស័យធនាគារ អស់រយៈពេល ៤០ឆ្នាំមកហើយ។ ជាមួយ បទពិសោធន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យធនាគារ លោកយល់ច្បាស់ អំពីទីផ្សារក្នុងស្រុក ហើយលោកដើរតួនាទីចម្បង ក្នុងការដឹកនាំអាជីវកម្មរបស់ធនាគារ។ លោកត្រូវបានទទួលស្គាល់ថា ជាបុគ្គលដ៏សំខាន់មួយរូប នៅក្នុងឧស្សាហកម្មធនាគារទាំងមូល។

ប្រវត្តិសង្ខេបរបស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការគ្រប់គ្រង
លេខាធិការក្រុមហ៊ុនរួម



DATIN ROSSAYA MOHD NASHIR

លេខាធិការក្រុមហ៊ុនរួម
សញ្ជាតិម៉ាឡេស៊ី

Datin Rossaya Mohd Nashir គឺជាលេខាធិការក្រុមហ៊ុន របស់ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB Group)។ លោកស្រីបានចូលបម្រើការងារ ជាមួយធនាគារ ក្នុងការិយាល័យសេវាកម្មនីតិកម្មក្រុមហ៊ុន នៅក្នុងឆ្នាំ២០០២។ លោកស្រី គឺជាបុគ្គលមួយរូប ដែលជួយបង្កើតនាយកដ្ឋានលេខាធិការក្រុមហ៊ុនឡើងនៅក្នុងឆ្នាំ២០០៤ និងត្រូវបានតែងតាំងជា លេខាធិការក្រុមហ៊ុន របស់ស៊ីអាយអិមប៊ី ភីអិលស៊ី គ្រប នៅក្នុងឆ្នាំ២០០៦។

ជាមួយគ្នានេះលេខាធិការក្រុមហ៊ុន លោកស្រីទទួលខុសត្រូវ ក្នុងការផ្តល់ការប្រឹក្សា និងដំបូន្មានពាក់ព័ន្ធនឹងតួនាទី និងកាតព្វកិច្ចផ្សេងៗរបស់ក្រុមប្រឹក្សាភិបាល ដើម្បីធានាថា ស៊ីអាយអិមប៊ី អនុវត្តអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ។ លោកស្រីដើរតួនាទីជា អ្នកទំនាក់ទំនង រវាងក្រុមប្រឹក្សាភិបាល និងអ្នកពាក់ព័ន្ធសំខាន់ៗ ទាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងនៅក្នុងប្រតិបត្តិការផ្ទាល់តំបន់ របស់ស៊ីអាយអិមប៊ី គ្រប ដើម្បីធានាថា ក្រុមហ៊ុនអភិបាលកិច្ចធនាគារ ត្រូវបានរៀបចំក្នុងលក្ខណៈមួយ ដែលគាំទ្រដល់ទស្សនៈវិស័យ របស់ស៊ីអាយអិមប៊ី គ្រប។

លោកស្រីមានចំណេះដឹង ផ្នែកវិស័យធនាគារយ៉ាងទូលំទូលាយ ជាមួយបទពិសោធន៍ ក្នុងការងារលេខាធិការក្រុមហ៊ុន ច្រើនជាង ២៥ឆ្នាំ។ មុនចូលបម្រើការងារ នៅក្នុងស៊ីអាយអិមប៊ី គ្រប លោកស្រីបម្រើការងារឲ្យក្រុមហ៊ុន កើម៉ូដាឡាន ណេសិនណាល ប៊េហាដ (Permodalan Nasional Berhad) ក្នុងតំណែងជាលេខាធិការក្រុមហ៊ុនរួម នៃក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួន នៃក្រុមហ៊ុននេះ។ លោកស្រីបានចាប់ផ្តើមអាជីពការងារដំបូង នៅក្រុមហ៊ុន ថាម អេនជីនៀរីង គ្រប (Time Engineering Group)។

Datin Rossaya គឺជាសមាជិកមួយរូប នៃវេទិកាប្រឹក្សា អំពីនីតិវិធីក្រុមហ៊ុន (Corporate Practice Consultative Forum) របស់គណៈកម្មាធិការក្រុមហ៊ុន នៃម៉ាឡេស៊ី (Companies Commission of Malaysia) ហើយក៏ជាអភិបាលមួយរូប នៃក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួន នៅក្នុងស៊ីអាយអិមប៊ី គ្រប។ លោកស្រី គឺជាជើងឯកនិរន្តរភាព ស៊ីអាយអិមប៊ី (CIMB Sustainability Champion)។ លោកស្រីបានផ្តួចផ្តើមគម្រោងមួយចំនួន ដើម្បីជំរុញនិរន្តរភាព នៅក្នុងកន្លែងធ្វើការ ឲ្យ #teamcimb។ លោកស្រីចូលរួមយ៉ាងសកម្ម ក្នុងការជំរុញការចូលរួមរបស់ស្រ្តី ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល ហើយលោកស្រីបានចូលរួមសកម្មភាព ក្នុងកិច្ចផ្តួចផ្តើមតាមលក្ខណៈបណ្តាញផ្សេងៗ ដើម្បីលើកកម្ពស់បញ្ហានេះផងដែរ។

Datin Rossaya ទទួលបានសញ្ញាបត្រច្បាប់ ជំនាញច្បាប់ពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ ខូវិនទ្រី (Coventry University) ចក្រភពអង់គ្លេស។ លោកស្រី គឺជាលេខាធិការមួយរូប ដែលទទួលបានវិញ្ញាបនបត្រពីគណៈកម្មការក្រុមហ៊ុន នៃម៉ាឡេស៊ី (Companies Commission of Malaysia) ហើយលោកស្រីក៏ជាសមាជិក (affiliate) មួយរូប នៃវិទ្យាស្ថាន រដ្ឋបាល និងលេខាធិការ ជំនាញម៉ាឡេស៊ី ផងដែរ។



លី សោភា

លេខាធិការក្រុមហ៊ុនរួម
សញ្ជាតិខ្មែរ

លោកស្រី លី សោភា កាន់តួនាទីជា លេខាធិការក្រុមហ៊ុនរួម របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១០ មកម្ល៉េះ។ លោកស្រី គឺជាលេខាធិការក្រុមហ៊ុនរួមមួយរូប នៃក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការសវនកម្ម របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ លោកស្រីក៏ជាលេខាធិការ នៃគណៈកម្មាធិការគ្រប់គ្រង និងជាអ្នកចូលរួមអចិន្ត្រៃយ៍ ក្នុងគណៈកម្មាធិការផ្សេងៗទៀត របស់ធនាគារ រួមមានដូចជា គណៈកម្មាធិការហានិភ័យ និងគណៈកម្មាធិការគណនានកម្ពុជា។

មុនពេលចូលបម្រើការងារ ក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រីធ្លាប់បម្រើការងារជាជំនួយការនាយកប្រតិបត្តិជាន់ខ្ពស់នីតិកម្ម និងនាយកផ្នែកនីតិកម្ម និងកិច្ចការក្រុមហ៊ុន នៅក្នុងធនាគារធំមួយ ក្នុងប្រទេសកម្ពុជា។ ក្នុងពេលតែមួយ ក្រៅពីការបន្តការសិក្សា លោកស្រីបានបម្រើការងារផ្នែកនីតិកម្ម និងលេខាធិការក្រុមហ៊ុន អស់រយៈពេល ០៦ឆ្នាំ នៅនាយកដ្ឋាននីតិកម្ម និងកិច្ចការក្រុមហ៊ុន នៅកន្លែងដែលធ្លាប់បម្រើការងារពីមុន។

លោកស្រី លី សោភា បានទទួលសញ្ញាបត្របរិញ្ញាបត្រ ផ្នែកនីតិសាស្ត្រ ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០០៤ ហើយក្នុងឆ្នាំដែលនេះ លោកស្រីក៏ទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកគណនេយ្យ ពីមហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម នៃវិទ្យាស្ថានបច្ចេកវិទ្យា និងគ្រប់គ្រង (បច្ចុប្បន្នជា សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ) ផងដែរ។ នៅក្នុងឆ្នាំ២០០៧ លោកស្រីទទួលបានសញ្ញាបត្រ ថ្នាក់អនុបណ្ឌិត ផ្នែកនីតិកម្ម ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកស្រីទទួលបានវិញ្ញាបនបត្រ ផ្នែកការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានអេវកម្ម (AML/CFT) ពី Asian Institute of Chartered Bankers នៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៧។ លោកស្រីក៏ទទួលបានគុណវុឌ្ឍិជាសន្ទានករ ដែលទទួលស្គាល់ដោយ មជ្ឈមណ្ឌលដោះស្រាយវិវាទ (Centre for Effective Dispute Resolution («CEDR»)) ដែលមានទីតាំង នៅចក្រភពអង់គ្លេស ក្នុងខែមករា ឆ្នាំ២០២២ ផងដែរ។

➤ គណៈកម្មាធិការគ្រប់គ្រង







ប៊ុន យ៉ិន

ប្រធាននាយកប្រតិបត្តិ
សញ្ជាតិខ្មែរ

លោក ប៊ុន យ៉ិន បានទទួលសញ្ញាបត្រឧត្តមសិក្សា ផ្នែកហិរញ្ញវត្ថុ គណនេយ្យ និងធនាគារ ពី ក្រសួងហិរញ្ញវត្ថុ កម្ពុជា នៅឆ្នាំ១៩៨៧។ លោកក៏ជាធនាគារីកជំនាញ (Chartered Banker) ទទួលស្គាល់ដោយវិទ្យាស្ថានជំនាញធនាគារ អាស៊ី (Asian Institute of Chartered Bankers ដែលហៅកាត់ថា «AICB»)។

លោក ប៊ុន យ៉ិន ត្រូវបានតែងតាំងជា ប្រធាននាយកប្រតិបត្តិ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ បន្ទាប់ពីបានកាន់តំណែងជា អគ្គនាយករបស់ធនាគារ ចាប់តាំងពីពេលបង្កើតធនាគារដំបូង នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់មក លោកត្រូវបានតែងតាំងជា អភិបាលប្រតិបត្តិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ លោកក៏ជាសមាជិកនៃគណៈកម្មាធិការហានិភ័យរបស់ធនាគារផងដែរ។ លោកបានដឹកនាំធនាគារ ឲ្យទទួលបានប្រាក់ចំណេញ នៅអំឡុងឆ្នាំដំបូង នៃការកាន់តួនាទីជា ប្រធាននាយកប្រតិបត្តិរបស់លោក។ ទោះជាមានការប្រកួតប្រជែង ពីសំណាក់ទីផ្សារ ហើយ ស្តង់ដារផ្ទៃក្នុងរបស់ធនាគារ មានកម្រិតខ្ពស់យ៉ាងណាក៏ដោយ លោក ប៊ុន យ៉ិន នៅតែអាចដឹកនាំ អាជីវកម្មរបស់ធនាគារ ស៊ីអាយអិមប៊ី ឲ្យបន្តទទួលបានប្រាក់ចំណេញ ចាប់តាំងពីពេលដែល លោកចូលកាន់តំណែងជា អភិបាលប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ។

ក្នុងតំណែងជាអភិបាលប្រតិបត្តិ / ប្រធាននាយកប្រតិបត្តិ លោក ប៊ុន យ៉ិន ទទួលខុសត្រូវរួម លើ ការអនុវត្តយុទ្ធសាស្ត្ររបស់ធនាគារ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល រៀបចំអាជីវកម្ម របស់ធនាគារ និងដឹកនាំប្រតិបត្តិការ ស្របតាមគោលដៅយុទ្ធសាស្ត្រ និងទិសដៅអាជីវកម្ម។ លោក ធ្វើការដឹកនាំគណៈគ្រប់គ្រង ក្នុងការអនុវត្តយុទ្ធសាស្ត្រ និងទស្សនវិស័យរបស់ធនាគារ។ ក្នុងឋានៈ ជាអភិបាលប្រតិបត្តិ / ប្រធាននាយកប្រតិបត្តិ លោកទទួលខុសត្រូវ ចំពោះមុខក្រុមប្រឹក្សាភិបាល លើប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ។

លោក ប៊ុន យ៉ិន បម្រើការងារ នៅក្នុងវិស័យធនាគារ អស់រយៈពេល ៤០ឆ្នាំមកហើយ។ ជាមួយ បទពិសោធន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យធនាគារ លោកយល់ច្បាស់ អំពីទីផ្សារក្នុងស្រុក ហើយលោកដើរតួនាទីចម្បង ក្នុងការដឹកនាំអាជីវកម្មរបស់ធនាគារ។ លោកត្រូវបានទទួលស្គាល់ថា ជាបុគ្គលដ៏សំខាន់មួយរូប នៅក្នុងឧស្សាហកម្មធនាគារទាំងមូល។



ហុង ជឿប

នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម
សញ្ជាតិខ្មែរ

ជាមួយនឹងបទពិសោធន៍ការងារជាច្រើនឆ្នាំ នៅក្នុងវិស័យធនាគារពាណិជ្ជ លើផ្នែកបម្រើសេវាកម្ម អតិថិជន និងផ្នែកគ្រប់គ្រងហានិភ័យ លោក ហុង ជឿប មានចំណេះដឹងយ៉ាងស៊ីជម្រៅ លើវិស័យ ធនាគារ និងទំនាក់ទំនងអតិថិជន ដែលអាចផ្តល់នូវយោបល់ល្អប្រសើរ ដល់ផ្នែកដែលពាក់ព័ន្ធ ក្នុង ដំណើរការអាជីវកម្មរបស់ធនាគារ ព្រមទាំងការគ្រប់គ្រងហានិភ័យ។ លោក ហុង ជឿប ក៏ធ្លាប់បានបម្រើ ការងារជា នាយកគ្រប់គ្រងហានិភ័យ របស់ធនាគារបរទេសមួយ នៅក្នុងប្រទេសឡាវផងដែរ។

មុនពេលក្លាយជា នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ លោក ហុង ជឿប ធ្លាប់កាន់តំណែងជា នាយកគ្រប់គ្រងហានិភ័យ របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី អស់រយៈពេល ៥ឆ្នាំ ដែលលោកត្រូវទទួលបន្ទុក ផ្នែកគ្រប់គ្រងហានិភ័យទូទៅ និងជាប្រធាន គណៈកម្មការគណនេយ្យ នៅក្នុងធនាគារ ដោយធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអង្គភាព ដែលពាក់ព័ន្ធ ដើម្បីធានាការអនុវត្តដ៏ខ្ជាប់ខ្ជួន នូវវប្បធម៌គ្រប់គ្រងហានិភ័យ នៅក្នុងធនាគារទាំងមូល។

ក្នុងមុខតំណែងជា នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម លោក ហុង ជឿប ទទួលបន្ទុកយ៉ាង សំខាន់ ក្នុងការសម្រេចបានកំណើនឥណទានយ៉ាងឆាប់រហ័ស ដោយរក្សាបាននូវគុណភាព ឥណទានល្អប្រសើរ បង្កើនទំហំប្រាក់បញ្ញើ ដើម្បីសម្រេចបានគោលដៅមូលធនរបស់ធនាគារ លើកកម្ពស់ស្មារតី សមត្ថភាព និងផលិតភាពការងារ នៅក្នុងក្រុម រួមទាំងបង្កើនប្រាក់ចំណេញ ធនាគារផងដែរ។ ក្រៅពីនេះ លោក ហុង ជឿប បានពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រុមការងារ សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម និងផ្នែកពាក់ព័ន្ធដទៃទៀត នៅក្នុងធនាគារផងដែរ។

គិតចាប់ពីខែមេសា ឆ្នាំ២០២១ បន្ថែមលើមុខតំណែងបច្ចុប្បន្នរបស់លោក ដែលជានាយក សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម លោក ហុង ជឿប ក៏បានគ្រប់គ្រងផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គល ក្នុង មុខតំណែងជា នាយកហិរញ្ញវត្ថុសេវាកម្មបុគ្គលស្តីទី។ ចំពោះតំណែងនេះ លោក ហុង ជឿប បានរក្សា ស្ថេរភាពប្រតិបត្តិការអាជីវកម្មទាំងមូល ថែមទាំងធ្វើបច្ចុប្បន្នភាព ដើម្បីបង្កើនផលិតភាពការងារ និង ការគ្រប់គ្រងយ៉ាងល្អប្រសើរ នៅតាមបណ្តាសាខាធនាគារ។ លោក ហុង ជឿប បានយកចិត្តទុកដាក់ លើការបង្កើនទំហំឥណទានអតិថិជន ដោយសម្រេចបានភាពរីកចម្រើនរួមគ្នា ជាមួយនឹងការរក្សា គុណភាពឥណទាន ដើម្បីធានាបានថា អតិថិជនដែលរងផលប៉ះពាល់ពីភាពត្បាញជាសកល នៃជំងឺ កូវីដ-១៩ ទទួលបានការគាំទ្រ និងដំណោះស្រាយសមស្រប ដល់ពួកគាត់។

លោក ហុង ជឿប ទទួលបានសញ្ញាបត្របរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង អាជីវកម្ម ហើយបានបញ្ចប់ការសិក្សា លើកម្មវិធីភាពជាអ្នកដឹកនាំ CIMB-INSEAD ផងដែរ។

ប្រវត្តិសង្ខេបរបស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការគ្រប់គ្រង
គណៈកម្មាធិការគ្រប់គ្រង



ធី សណា

នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម ប្រតិបត្តិការធនាគារ
និងគ្រឹះស្ថានហិរញ្ញវត្ថុ
សញ្ជាតិខ្មែរ

លោកស្រីធីសណាបានបម្រើការងារក្នុងវិស័យធនាគារជាង១៩ឆ្នាំ។ លោកស្រីបានចាប់ផ្តើមអាជីពជាមួយនឹងធនាគារអន្តរជាតិជាច្រើន និងកាន់មុខតំណែងផ្សេងៗគ្នា គិតចាប់ពីផ្នែកបម្រើសេវាកម្មអតិថិជន ដល់ផ្នែកគាំទ្រប្រតិបត្តិការធនាគារ រួមមានផ្នែកឥណទាន និងហិរញ្ញប្បទានពាណិជ្ជកម្ម រហូតក្លាយជាគណៈគ្រប់គ្រងជាន់ខ្ពស់មួយរូប។ លោកស្រីបានចូលបម្រើការងារ នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងឆ្នាំ២០១០ ក្នុងមុខតំណែងជាប្រធានសាខា ដែលជាសាខាដំបូងគេបង្អស់របស់ធនាគារ។ លោកស្រីទទួលបានបន្ទុក លើសេវាកម្មធនាគារជាន់ខ្ពស់ (Preferred Banking) និងសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម មុនពេលត្រូវបានតែងតែជានាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម ប្រតិបត្តិការធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។

នៅក្នុងមុខតំណែងនេះ លោកស្រី សណា ទទួលខុសត្រូវ លើការគ្រប់គ្រងទំនាក់ទំនងសេវាកម្មធនាគារ ជាមួយអតិថិជនក្រុមហ៊ុនធំៗ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ព្រមទាំងគ្រប់គ្រងដំណើរការទាំងមូលរបស់សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុរបស់ធនាគារ ស៊ីអាយអិមប៊ី នៅក្នុងប្រទេសកម្ពុជា។ លើសពីសេវាកម្មផ្តល់ឥណទានសាជីវកម្ម បែបប្រពៃណី លោកស្រីមានតួនាទីក្នុងការផ្តល់ដំណោះស្រាយ និងគុណតម្លៃបន្ថែម ស្របនឹងតម្រូវការសេវាកម្មប្រតិបត្តិការធនាគារ រួមមានការគ្រប់គ្រងសាច់ប្រាក់ ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាធនាគារ តាមប្រព័ន្ធអ៊ីនធឺណេត។

ក្នុងអំឡុងពេល នៃការបំពេញការងាររបស់ខ្លួន លោកស្រី សណា ទទួលបានពានរង្វាន់មួយចំនួន រួមមាន៖

១. ពានរង្វាន់សាខាឆ្នើមប្រចាំឆ្នាំ ២០១១ ពីធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា
២. ពានរង្វាន់បុគ្គលិកឆ្នើមប្រចាំឆ្នាំ ២០១១ ពីធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា
៣. ពានរង្វាន់អឹមមើរល ឆ្នាំ២០១៣ (Emerald Award 2013) សម្រាប់អ្នកគ្រប់គ្រងថ្នាក់កណ្តាល ពីស៊ីអាយអិមប៊ី គ្រុប
៤. ពានរង្វាន់ស្ត្រីឆ្នើម ដែលមានឥទ្ធិពលបំផុត ឆ្នាំ ២០២០ ពីធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា

លោកស្រី សណា ទទួលបានសញ្ញាបត្របរិញ្ញាបត្រ ផ្នែកគណនេយ្យ ពីវិទ្យាស្ថាន ជាតិគ្រប់គ្រង និងបញ្ចប់វគ្គសិក្សា Accelerated Universal Bankers Programme នៅសាកលវិទ្យាល័យ បច្ចេកវិទ្យាណានយ៉ាង (Nayang Technological University) ក្នុងប្រទេសសិង្ហបុរី។



ហេង ថួរ៉ង់

នាយករតនាភិបាល និងទីផ្សារ
សញ្ជាតិខ្មែរ

លោក ហេង ថួរ៉ង់ ជាបុគ្គលិកមួយរូប ក្នុងចំណោមក្រុមការងារអ្នកគ្រប់គ្រងដំបូង របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលបានចូលរួម នៅក្នុងឆ្នាំ២០១០។ លោកបានរួមចំណែក ក្នុងការបង្កើតឡើងនូវមុខងារគ្រប់គ្រងហានិភ័យ ព្រមទាំងការកិច្ចជាលេខាធិការរបស់គណៈកម្មាធិការហានិភ័យផងដែរ។ នៅពាក់កណ្តាលឆ្នាំ២០១៣ លោកត្រូវបានប្រគល់កាតព្វកិច្ច ឲ្យដឹកនាំនាយកដ្ឋានរតនាភិបាល និងទីផ្សារ ដែលគ្រប់គ្រងជាចម្បង ទៅលើតារាងតុល្យការរបស់ធនាគារ ទីផ្សារមូលនិធិអន្តរធនាគារ ហានិភ័យសន្ទនីយភាព ការប្តូររូបិយប័ណ្ណបរទេស ការលក់ផលិតផលផ្សេងៗទាក់ទងនឹងផ្នែករតនាភិបាល រួមទាំងការក្បួននូវទំនាក់ទំនងដ៏រឹងមាំ ជាមួយនឹងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដៃគូនានា។ ក្រៅពីមុខតំណែងជា សមាជិកម្នាក់ នៃគណៈកម្មាធិការគ្រប់គ្រង លោក ថួរ៉ង់ ក៏មានតួនាទីសំខាន់ នៅក្នុងគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម និងគណៈកម្មាធិការគ្រប់គ្រងហានិភ័យផងដែរ។

មុនពេលចូលបម្រើការងារ ក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោក ថួរ៉ង់ ក៏ធ្លាប់ជាប្រធានផ្នែកគ្រប់គ្រងហានិភ័យសាច់ប្រាក់ និងទីផ្សារ ក្នុងនាយកដ្ឋានគ្រប់គ្រងហានិភ័យ រួមទាំងមានបទពិសោធន៍អនុវត្តន៍ផ្ទាល់ ក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ និងកិច្ចការងាររតនាភិបាល ក្នុងនាយកដ្ឋានរតនាភិបាល នៅធនាគារធំមួយ ក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ៦ឆ្នាំ។

លោក ថួរ៉ង់ បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា និងវគ្គសិក្សាជាន់ខ្ពស់ ផ្នែក Accelerated Universal Bankers Programme ពីសាកលវិទ្យាល័យបច្ចេកវិទ្យា ណានយ៉ាង (Nayang Technological University) ក្នុងប្រទេសសិង្ហបុរី។



ប៊ិច សុម៉ាលី

នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល
សញ្ជាតិខ្មែរ

លោកស្រី ប៊ិច សុម៉ាលី បានចូលបម្រើការងារ នៅក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងឆ្នាំ២០២១ ក្នុងមុខតំណែងជា នាយកបណ្តាញសាខា និងការចែកចាយផលិតផល ដែលដឹកនាំសេវាកម្មហិរញ្ញវត្ថុជាន់ខ្ពស់ (Preferred Banking) និងការគាំទ្របណ្តាញសាខា មុនពេលត្រូវបានឡើងតំណែងជា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល។ ក្នុងមុខតំណែងនេះ លោកស្រីទទួលបន្ទុកគ្រប់គ្រងទូទៅ និងសកម្មភាពហិរញ្ញវត្ថុ របស់នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល របស់ធនាគារស៊ីអាយអិមប៊ី ដែលរួមមានផ្នែកបទពិសោធន៍សេវាកម្មអតិថិជន ផ្នែកអភិវឌ្ឍន៍ផលិតផល ផ្នែកលក់ និងបណ្តាញសាខា និងផ្នែកគ្រប់គ្រងឥណទាន។ លោកស្រីជាអ្នកបង្កើតយុទ្ធសាស្ត្រអាជីវកម្ម និងទទួលខុសត្រូវ លើផ្នែកចែកចាយផលិតផលតាមសាខា សេវាកម្ម Preferred Banking ឥណទាន គេហដ្ឋាន ឥណទានរថយន្ត និងសេវាកម្មប័ណ្ណឥណទាន (Credit Card)។

លោកស្រី ប៊ិច សុម៉ាលី មានបទពិសោធន៍ការងារជាង ២២ឆ្នាំ ក្នុងវិស័យបម្រើសេវាកម្មហិរញ្ញវត្ថុ និងធនាគារ។ លោកស្រីចាប់ផ្តើមអាជីពការងារ ជាមួយធនាគារថ្នាក់តំបន់មួយចំនួន ដែលលោកស្រីបានបំពេញការងារ ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសជប៉ុន ក្នុងតំបន់អាស៊ាន ក្នុងនាមជាសមាជិកគណៈកម្មាធិការគ្រប់គ្រងជាន់ខ្ពស់មួយរូប។

មុនពេលចូលបម្រើការងារ ក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រី សុម៉ាលី ធ្លាប់បំពេញការងារ នៅធនាគារអន្តរជាតិធំមួយ ក្នុងប្រទេសកម្ពុជា អស់រយៈពេល ១៣ឆ្នាំ ដែលក្នុងអំឡុងពេលនោះ លោកស្រីកាន់តួនាទីគ្រប់គ្រងមួយចំនួន ដូចជា នាយកជាន់ខ្ពស់ផ្នែកប្រតិបត្តិការ នាយកជាន់ខ្ពស់ផ្នែកលក់ ហើយបន្ទាប់មកក្លាយជា អគ្គនាយកប្រតិបត្តិការ (COO) នៃក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដ៏ល្បីល្បាញផងដែរ។

លោកស្រី ប៊ិច សុម៉ាលី ទទួលបានសញ្ញាបត្របរិញ្ញាបត្រ ផ្នែកធនាគារ និងហិរញ្ញវត្ថុ ក្នុងរាជធានីភ្នំពេញ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ និងគ្រប់គ្រង ពីសាកលវិទ្យាល័យ Charles Sturt។



ហេង រុទ្ធី

នាយកហិរញ្ញវត្ថុ
សញ្ជាតិខ្មែរ

លោក ហេង រុទ្ធី គឺជាបុគ្គលមួយរូប ក្នុងគណៈកម្មាធិការគ្រប់គ្រង របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលបានចូលរួមដំបូង នៅពេលធនាគារត្រូវបានបង្កើត ក្នុងឆ្នាំ២០១០។ ភារកិច្ចចម្បងរបស់លោក គឺរួមមានការគ្រប់គ្រងមុខងារហិរញ្ញវត្ថុ រៀបចំផែនការ ដឹកនាំ និងគ្រប់គ្រងបុគ្គលិក ក្នុងការអភិវឌ្ឍ អនុវត្ត និងរៀបចំគោលនយោបាយ និងនីតិវិធី សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ ថវិកា ពន្ធដារ គណនេយ្យ និងរបាយការណ៍បទប្បញ្ញត្តិ ព្រមទាំងយុទ្ធសាស្ត្រអាជីវកម្មរបស់ធនាគារទាំងមូល។

លោក រុទ្ធី ត្រូវបានតែងតាំង លើប្រព័ន្ធ និងរបាយការណ៍គណនេយ្យ ការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំផែនការអាជីវកម្ម និងដើរតួនាទីជា អ្នកសម្របសម្រួល ជាមួយក្រុមហ៊ុនមេ នៅប្រទេសម៉ាឡេស៊ី។ មុនពេលចូលបម្រើការងារ នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកមានបទពិសោធន៍ ៨ឆ្នាំ ក្នុងការងារគ្រប់គ្រងហិរញ្ញវត្ថុ និងកាន់តួនាទីជា នាយករងហិរញ្ញវត្ថុ នៅធនាគារធំមួយ ក្នុងប្រទេសកម្ពុជា។

លោក រុទ្ធី ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា ហើយបានបញ្ចប់ការសិក្សា ថ្នាក់គណនេយ្យករជាន់ខ្ពស់ (ACCA: Association of Chartered Certified Accountants) ពីសាលាពាណិជ្ជកម្ម CamEd ដែលជាស្ថាប័នទទួលបានសិទ្ធិជាផ្លូវការ ពីចក្រភពអង់គ្លេស ក្នុងការបណ្តុះបណ្តាល ACCA នៅប្រទេសកម្ពុជា។

ប្រវត្តិសង្ខេបរបស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការគ្រប់គ្រង
គណៈកម្មាធិការគ្រប់គ្រង



អ៊ី ចិន្តាកក្កី

នាយកធនធានសាជីវកម្ម
សញ្ជាតិខ្មែរ

ក្នុងនាមជាគណៈគ្រប់គ្រងមួយរូប ដែលបានចូលរួមដំបូងគេ នៅពេលធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ត្រូវបានបង្កើតឡើង លោកស្រី អ៊ី ចិន្តាកក្កី គឺជាបុគ្គលសំខាន់ ដែលបានជំរុញឲ្យមានភាពជោគជ័យ ក្នុងការគ្រប់គ្រងដឹកនាំ លើយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស ដែលរួមមានការជ្រើសរើសបុគ្គលិកសក្តានុពល/ការគ្រប់គ្រងអនុវត្តន៍ការងារ និងប្រាក់រង្វាន់លើកទឹកចិត្ត/ការចូលរួមសកម្មភាពសង្គមនានា ក្នុងន័យផ្សារភ្ជាប់ការស្រាវជ្រាវទាក់ទង រវាងនិយោជិត និងនិយោជក/ប្បវេណីនៃការកសាង និងការបណ្តុះបណ្តាល និងគ្រប់គ្រងធនធានមនុស្ស។ លោកស្រីបានថា ធនាគារ ស៊ីអាយអិមប៊ី គឺជាស្ថាប័នការងារឈានមុខគេមួយ នៅលើទីផ្សារ។ ក្នុងឆ្នាំ២០២០ លោកស្រីជួយជ្រោមជ្រែងដល់ធនាគារ ដើម្បីឈ្នះពានរង្វាន់ «ទីកន្លែងការងារល្អបំផុត ក្នុងប្រទេសកម្ពុជា» ដែលជាសមិទ្ធផលគួរជាទីមោទនរបស់ស្ថាប័នទាំងមូល។

រហូតមកដល់បច្ចុប្បន្ន លោកស្រី ភក្តី រួមចំណែក ក្នុងការសម្រេចបានសមិទ្ធផលរបស់ធនាគារតាមរយៈការកសាង ពង្រឹង និងបង្កើនសមត្ថភាពនិយោជិត ប្រកបដោយភាពប្រកួតប្រជែង និងជំរុញដល់ធនធានមនុស្ស ឲ្យអស់ពីលទ្ធភាពរបស់ពួកគេ។ ចំណុចផ្ដោតចម្បងរបស់លោកស្រី គឺរួមមានការទាក់ទាញ និងការរក្សាទុក នូវនិយោជិតសក្តានុពល ដែលជួយពង្រឹងភាពរីកចម្រើន និងនិរន្តរភាពរបស់អាជីវកម្ម សម្រាប់រយៈពេលខ្លីមធ្យម និងរយៈពេលវែងរបស់ធនាគារ។ យុទ្ធសាស្ត្រ និងគំនិតគន្លឹះរបស់លោកស្រី សម្រាប់ទិសដៅអនាគត ជំរុញការធ្វើបច្ចុប្បន្នភាពរបស់ធនាគារ ដើម្បីតាមទាន់ការអភិវឌ្ឍ នៅក្នុងសម័យឌីជីថល និងបច្ចេកវិទ្យា។ លោកស្រីអភិវឌ្ឍនិយោជិត ជាមួយនឹងជំនាញចំណេះដឹង និងសមត្ថភាពការងារថ្មីៗ ដែលជាតម្រូវការ រួមមានផ្នែកឌីជីថល ទិន្នន័យ និងរចនាតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការសិក្សារៀនសូត្រចម្រុះបែប ទាំងនៅក្នុងប្រទេស និងថ្នាក់តំបន់ស្របតាមបទពិសោធន៍ការងារជាក់ស្តែង។

លោកស្រី ភក្តី មានជំនាញទំនាក់ទំនងយ៉ាងល្អ ដែលអាចធ្វើការយ៉ាងជិតស្និទ្ធ បានដោយរលូនជាមួយថ្នាក់ដឹកនាំ ក្នុងការបង្កើត និងអនុវត្តផែនការ នៃការសម្រេចជោគជ័យ ក្រោមការជួយគាំទ្រយ៉ាងពេញទំហឹង ពីកម្មវិធីបណ្តុះបណ្តាល និងកម្មវិធីអភិវឌ្ឍន៍ នៅក្នុងប្រទេស និងថ្នាក់តំបន់។

ក្រៅពីជំនាញ ផ្នែកគ្រប់គ្រងធនធានមនុស្ស លោកស្រីទទួលបានបន្ទុក លើការដឹកនាំចាត់ចែង ផ្នែករដ្ឋបាល ការគ្រប់គ្រងគម្រោងទ្រព្យសម្បត្តិ និងដំណើរការលទ្ធកម្មយុទ្ធសាស្ត្រផងដែរ។ លោកស្រីពិនិត្យមើលគម្រោងសំខាន់ៗ ដែលធនាគាររៀបចំស្នើសុំ និងប្រសិទ្ធផល នៃការគ្រប់គ្រងចំណាយ។

មុនពេលចាប់ផ្តើមចូលបម្រើការងារ ក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រី អ៊ី ចិន្តាកក្កី មានបទពិសោធន៍១៥ឆ្នាំ ក្នុងតំណែងជាអ្នកគ្រប់គ្រង ផ្នែកធនធានមនុស្ស ជាមួយបណ្តាស្ថាប័នជាច្រើនរួមមានហើយ។ លោកស្រីបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ផ្នែករដ្ឋបាលពាណិជ្ជកម្ម ពីវិទ្យាស្ថាន ជាតិគ្រប់គ្រង ក្នុងប្រទេសកម្ពុជា។



SENG KOK WING

នាយកយុទ្ធសាស្ត្រ
សញ្ជាតិម៉ាឡេស៊ី

លោក Seng Kok Wing បានចូលបម្រើការងារ នៅក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងឆ្នាំ២០២២ ក្នុងមុខតំណែងជា នាយកយុទ្ធសាស្ត្រ។ លោកទទួលខុសត្រូវជាចម្បង លើការបង្កើត និងអនុវត្តផែនការយុទ្ធសាស្ត្រ របស់ធនាគារ ស៊ីអាយអិមប៊ី។ លោកមានបទពិសោធន៍ការងារជាង ២៨ឆ្នាំ ក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ និងផ្នែកប្រឹក្សាយោបល់អាជីវកម្ម។

មុនពេលកាន់មុខតំណែងបច្ចុប្បន្ននេះ លោក Kok Wing ធ្លាប់បានបម្រើការងារ អស់រយៈពេល ១៦ឆ្នាំ នៅធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសម៉ាឡេស៊ី ទៅលើចំណុចស្នូល នៃសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម សេវាកម្មហិរញ្ញវត្ថុបុគ្គល និងការបណ្តាក់ទុន និងភាពជាដៃគូ។ សម្រាប់ផ្នែកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម លោកបានឆ្លងកាត់បទពិសោធន៍ការងារជាច្រើន ចាប់ពីផ្នែកគ្រប់គ្រងគុណភាពទ្រព្យសកម្ម ដល់បណ្តាញចែកចាយផលិតផល ក្នុងមុខតំណែងជា នាយកផ្នែកលក់សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម។ លោកក៏ជាបុគ្គលដ៏សំខាន់មួយរូបផងដែរ ក្នុងការកសាងស្ថាប័នសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុនថ្នាក់កណ្តាល និងសហគ្រាសខ្នាតតូច និងមធ្យម។

លោក Kok Wing មានបទពិសោធន៍ការងារគ្រប់គ្រងដ៏សម្បូរបែប ដោយរួមមានទាំងផ្នែកសេវាកម្មហិរញ្ញបុគ្គល និងសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម។ ក្នុងផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គល លោកបានដឹកនាំ ផ្នែកឥណទានរថយន្ត មុនពេលផ្លាស់ទៅកាន់មុខតំណែងជា នាយកប្រាក់បញ្ញើ និងទ្រព្យសកម្មបុគ្គល។ លោកបានជំរុញដល់ឥណទានរថយន្ត ប្រាក់បញ្ញើ និងឥណទាន នៃសេវាកម្មហិរញ្ញវត្ថុបុគ្គល ក្នុងប្រទេសម៉ាឡេស៊ី។

លោក Kok Wing បានបំពេញការងារចុងក្រោយបង្អស់ ក្នុងប្រទេសម៉ាឡេស៊ី ក្នុងមុខតំណែងជា នាយកគ្រប់គ្រងការបណ្តាក់ទុន និងភាពជាដៃគូក្រុមហ៊ុនមេ ដោយទទួលបានបន្ទុក ក្នុងការបង្កើត និងស្វែងរកឱកាសរកប្រាក់ចំណូលថ្មីៗ ជាមួយនឹងមូលដ្ឋានបណ្តាញក្របខណ្ឌ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្ររួមគ្នា ក្នុងលំហប្រព័ន្ធអេកូឡូស៊ី។ ក្នុងអំឡុងពេលនោះ លោកបានធ្វើការជាមួយក្របខណ្ឌឌីជីថលសាកល ក្នុងការរៀបចំផលិតផលឌីជីថល នៃសេវាកម្មហិរញ្ញវត្ថុបុគ្គល ប្រកបដោយភាពច្នៃប្រឌិត។

មុនពេលចូលបម្រើការងារ នៅធនាគារ ស៊ីអាយអិមប៊ី របស់ក្រុមហ៊ុនមេ លោក Kok Wing ធ្លាប់បានបំពេញការងារ ក្នុងស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយចំនួន ក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី រួមមានក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មជាតិម៉ាឡេស៊ី (Malaysia's National Asset Management Company) និងក្រុមហ៊ុន Pengurusan Danaharta Nasional Berhad។ លោក Kok Wing ទទួលបានសញ្ញាបត្របរិញ្ញាបត្រ ផ្នែកច្បាប់ ពីសាកលវិទ្យាល័យ ត្រងឡុងដ៍ (University of London) និងបានបញ្ចប់ការសិក្សា លើកម្មវិធីភាពជាអ្នកដឹកនាំ CIMB-INSEAD ផងដែរ។



អ៊ុក ថានិន

នាយកគ្រប់គ្រងផលិតផល
សញ្ញាតិខ្មែរ

លោក អ៊ុក ថានិន បានចូលបម្រើការងារ នៅក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងឆ្នាំ២០១៧ ដែលមានតួនាទីត្រួតពិនិត្យ លើនាយកដ្ឋានគ្រប់គ្រងផលិតផល។ ទំនួលខុសត្រូវការងាររបស់លោក គឺរួមមានការគ្រប់គ្រង ការសម្របសម្រួល និងការអនុវត្តគម្រោង បទប្បញ្ញត្តិ និងសេចក្តីណែនាំ ដែលពាក់ព័ន្ធនឹងផលិតផលថ្មីៗ និងមានស្រាប់ ដើម្បីស្របតាមតម្រូវការទីផ្សារ។ ក្នុងឆ្នាំកន្លងមកនេះ លោកបានចាត់ចែងនាយកដ្ឋានគ្រប់គ្រងផលិតផល និងបាននាំយកផលិតផលថ្មីៗ ដោយជោគជ័យ ដែលនាំឲ្យធនាគារ ស៊ីអាយអិមប៊ី កាន់តែមានភាពប្រកួតប្រជែងមួយកម្រិតទៀត នៅលើទីផ្សារ។ មិនតែប៉ុណ្ណោះ លោកបានដឹកនាំសម្របសម្រួល លើគម្រោងទូទាំងធនាគារជាច្រើន ដែលភាគច្រើន គឺទាក់ទងនឹងកម្មវិធីនិរន្តរភាព និងកម្មវិធីធនាគារលើត តាមទូរសព្ទដៃ។

មុនពេលចូលបម្រើការងារ ក្នុងធនាគារ ស៊ីអាយអិមប៊ី លោកមានបទពិសោធន៍ ៩ឆ្នាំ នៅក្នុងវិស័យ ឧស្សាហកម្មហិរញ្ញវត្ថុ ក្នុងផ្នែកផ្សេងៗគ្នា ដូចជាសេវាកម្មធានារ៉ាប់រងទូទៅ ការគ្រប់គ្រងឥណទាន និង សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម។

លោក ថានិន ធ្លាប់ទទួលអាហារូបករណ៍ ពីរដ្ឋាភិបាលសិង្ហបុរី និងអាហារូបករណ៍ Fulbright។ លោកបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ពីសាកលវិទ្យាល័យ ជាតិសិង្ហបុរី ក្នុងឆ្នាំ២០០៦ ហើយ លោកក៏ទទួលបានអាហារូបករណ៍ Fulbright ផងដែរ ដោយបានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិត ពីសាកលវិទ្យាល័យ Vanderbilt នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១២។ លោកបានក្លាយជាសមាជិក Beta Gamma Sigma ដែលជាស្ថាប័នអន្តរជាតិ សម្រាប់ថ្នាក់ឧត្តមសិក្សា ផ្នែកអាជីវកម្ម។



ហេង វិបុត្រ

នាយកបច្ចេកវិទ្យា និងប្រតិបត្តិការ
សញ្ញាតិខ្មែរ

លោក ហេង វិបុត្រ បានចូលបម្រើការងារ នៅក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងមុខតំណែង ជា នាយកបច្ចេកវិទ្យា និងប្រតិបត្តិការ នៅខែសីហា ឆ្នាំ២០១៨។ នៅក្នុងមុខតំណែងនេះ លោកទទួល បន្ទុកមើលការខុសត្រូវ លើការរៀបចំផែនការ និងការអនុវត្តគម្រោង ផ្នែកបច្ចេកវិទ្យារបស់ធនាគារ ដែលរួមមានការគ្រប់គ្រងក្រុមការងារ ការវិវឌ្ឍនៃគម្រោង និងការវាយតម្លៃហានិភ័យ។ លោកដឹកនាំ ក្រុមការងារ ដើម្បីធានាថា គោលនយោបាយ/នីតិវិធី អនុលោមតាមច្បាប់ និងបន្តផ្តល់ការគាំទ្រ ដល់អង្គភាពអាជីវកម្ម និងអង្គភាពគាំទ្រអាជីវកម្មផ្សេងៗទៀត ទាន់ពេលវេលា។

ជាមួយគ្នានេះ លោក វិបុត្រ ក៏ទទួលខុសត្រូវ លើផ្នែកគ្រប់គ្រងអភិបាលកិច្ចទិន្នន័យរបស់ ធនាគារ ដែលរួមមានការ ចាត់ថ្នាក់ទិន្នន័យ ការប្រើប្រាស់ទិន្នន័យ ការបោះបង់ទិន្នន័យ និងការរក្សា ទុកទិន្នន័យ។ មិនតែប៉ុណ្ណោះ លោកក៏ធានាផងដែរថា គោលនយោបាយគ្រប់គ្រងទិន្នន័យរបស់ ធនាគារ ត្រូវបានធ្វើបច្ចុប្បន្នភាពទៀងទាត់ និងអនុលោមតាមបទប្បញ្ញត្តិ និងដំណើរការផ្ទៃក្នុង។

លោក វិបុត្រ មានបទពិសោធន៍ការងារជាង ១៩ឆ្នាំ ក្នុងវិស័យធនាគារ ហើយលោកបានចាប់ផ្តើម អាជីពការងារជា វិស្វករសរសេរកម្មវិធីកុំព្យូទ័រ ក្នុងឆ្នាំ២០០៣។ មុនពេលចូលបម្រើការ នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកធ្លាប់បំពេញការងារជា នាយកសេវាកម្មបច្ចេកវិទ្យាព័ត៌មាន នៅ ធនាគារក្នុងស្រុកធំៗ ក្នុងប្រទេសកម្ពុជា។

លោក ហេង វិបុត្រ ទទួលបានសញ្ញាបត្របរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។

ប្រវត្តិសង្ខេបរបស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការគ្រប់គ្រង
គណៈកម្មាធិការគ្រប់គ្រង



លី សោភា

នាយកនីតិកម្ម និងលេខាធិការក្រុមហ៊ុន
សញ្ជាតិ ខ្មែរ

លោកស្រី លី សោភា មានតួនាទីជា នាយកនីតិកម្ម និងលេខាធិការក្រុមហ៊ុន នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ចាប់តាំងពីថ្ងៃចាប់ផ្តើមប្រតិបត្តិការដំបូងរបស់ធនាគារ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១០។ លោកស្រីទទួលបានបន្ទុកចាត់ចែងតួនាទីនីតិកម្ម និងលេខាធិការក្រុមហ៊ុន។ លោកស្រី គឺជាលេខាធិការក្រុមហ៊ុនមួយរូប នៃក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការសវនកម្ម របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ លោកស្រីក៏ជាលេខាធិការនៃគណៈកម្មាធិការគ្រប់គ្រង និងជាអ្នកចូលរួម អចិន្ត្រៃយ៍ ក្នុងគណៈកម្មាធិការផ្សេងៗទៀតរបស់ធនាគារ រួមមានដូចជា គណៈកម្មាធិការហានិភ័យ និងគណៈកម្មាធិការឥណទានកម្ពុជា។

មុនពេលចូលបម្រើការងារ ក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រីធ្លាប់បម្រើការងារជា ជំនួយការនាយកប្រតិបត្តិជាន់ខ្ពស់នីតិកម្ម និងនាយកផ្នែកនីតិកម្ម និងកិច្ចការក្រុមហ៊ុន នៅក្នុងធនាគារ ធំៗ ក្នុងប្រទេសកម្ពុជា។ ក្នុងពេលតែមួយ ក្រៅពីការបន្តការសិក្សា លោកស្រីបានបម្រើការងារ ផ្នែក នីតិកម្ម និងលេខាធិការក្រុមហ៊ុន អស់រយៈពេល ០៦ឆ្នាំ នៅនាយកដ្ឋាននីតិកម្ម និងកិច្ចការក្រុមហ៊ុន នៅកន្លែងដែលធ្លាប់បម្រើការងារពីមុន។

លោកស្រី លី សោភា បានទទួលសញ្ញាបត្របរិញ្ញាបត្រ ផ្នែកនីតិសាស្ត្រ ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០០៤ ហើយក្នុងឆ្នាំ២០០៥ លោកស្រីក៏ទទួល បានសញ្ញាបត្របរិញ្ញាបត្រផ្នែកគណនេយ្យ ពីមហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម នៃវិទ្យាស្ថាន បច្ចេកវិទ្យា និងគ្រប់គ្រង (បច្ចុប្បន្នជា សាកលវិទ្យាល័យ ពុទ្ធសាស្ត្រ) ផងដែរ។ នៅក្នុងឆ្នាំ២០០៧ លោកស្រីទទួលបានសញ្ញាបត្រ ថ្នាក់អនុបណ្ឌិត ផ្នែកនីតិកម្ម ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកស្រីទទួលបានវិញ្ញាបនបត្រ ផ្នែកការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានកេរ្តិ៍រក្សា (AML/CFT) ពី Asian Institute of Chartered Bankers នៅប្រទេស ម៉ាឡេស៊ី ក្នុងឆ្នាំ២០១៧។ លោកស្រីក៏ទទួលបានគុណវុឌ្ឍិជាសន្ទានករ ដែលទទួលស្គាល់ដោយ មជ្ឈមណ្ឌលដោះស្រាយវិវាទ (Centre for Effective Dispute Resolution («CEDR»)) ដែល មានទីតាំង នៅចក្រភពអង់គ្លេស ក្នុងខែមករា ឆ្នាំ២០២២ ផងដែរ។



គៀន វឌ្ឍនា

នាយកគ្រប់គ្រងហានិភ័យ
សញ្ជាតិ ខ្មែរ

លោក គៀន វឌ្ឍនា គឺជានាយកគ្រប់គ្រងហានិភ័យ របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែល មានតួនាទីត្រួតពិនិត្យ លើការគ្រប់គ្រងហានិភ័យ និងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនឹងផ្នែកអាជីវកម្ម ផ្សេងទៀត ព្រមទាំងក្រុមការងារហានិភ័យរបស់ស៊ីអាយអិមប៊ី គ្រប ដើម្បីបញ្ចូល និងបញ្ចូលបញ្ចេញផ្សព្វផ្សាយ គ្រប់គ្រងហានិភ័យ នៅក្នុងធនាគារ។

លោក វឌ្ឍនា គឺជាអ្នកចូលរួមដំបូងមួយរូប ក្នុងការបង្កើតក្រុមការងារគ្រប់គ្រងឥណទាន នៅក្នុង ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងឆ្នាំ២០១០ ដែលត្រូវពិនិត្យមើលឥណទាន លើគ្រប់ផ្នែកអាជីវកម្ម (សេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាកម្មហិរញ្ញវត្ថុសាធារណៈ)។ លោក មានចំណេះដឹង និងបទពិសោធន៍ដ៏ទូលំទូលាយ លើផ្នែកគ្រប់គ្រងឥណទាន។ លោកបានពង្រឹង ជំនាញរបស់ខ្លួនបន្ថែម ជាមួយនឹងការយល់ដឹង អំពីអតិថិជន និងវិស័យធនាគារ តាមរយៈការធ្វើការ ជាមួយក្រុមការងារគ្រប់គ្រងឥណទាន ក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដែលទទួលបានបន្ទុកត្រួតពិនិត្យ សំណើសុំឥណទានទាំងអស់ ពីប្រទេសកម្ពុជា ថៃ និងម៉ាឡេស៊ី។

លោក គៀន វឌ្ឍនា ត្រូវបានតែងតាំងជា ប្រធានគណៈកម្មការឥណទាន ដោយផ្អែកលើបទ ពិសោធន៍ជ័យជំនះក្រៅប្រទេស ផ្នែកគ្រប់គ្រងឥណទាន រយៈពេលជាង ១៦ឆ្នាំ ក្នុងវិស័យធនាគារ។ លោក ផ្តល់នូវទិសដៅ និងការណែនាំ ដើម្បីរក្សា និងទាក់ទាញអតិថិជនល្អៗ ព្រមទាំងធានាឲ្យបាននូវ គុណភាពឥណទាន ដែលធនាគារមាន។ ក្រៅពីនេះ លោកពិនិត្យមើលការគ្រប់គ្រងហានិភ័យ ប្រភេទផ្សេងទៀត ដែលរួមមានហានិភ័យប្រតិបត្តិការ ហានិភ័យទីផ្សារ និងហានិភ័យសន្ទនីយភាព ជាដើម។

លោក វឌ្ឍនា ទទួលបានសញ្ញាបត្របរិញ្ញាបត្រ ផ្នែកធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងបរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រគណិតវិទ្យា។ ជាមួយគ្នានេះ លោកបានបញ្ចប់ការសិក្សាកម្មវិធីបណ្តុះបណ្តាល លើជំនាញវាយតម្លៃឥណទាន របស់ CIMB-Omega និង Accelerated Universal Bankers Programme ពីសាកលវិទ្យាល័យ បច្ចេកវិទ្យាណានយ៉ាង (Nanyang Technological University) ក្នុងប្រទេសសិង្ហបុរី។



ឈុន ពុទ្ធកុម្មៈវត្តិ

នាយកប្រតិបត្តិតាម
សញ្ញាតិខ្មែរ

លោកស្រី ឈុន ពុទ្ធកុម្មៈវត្តិ បានចូលបម្រើការងារ នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងមុខតំណែងជា នាយកប្រតិបត្តិតាម នៅខែសីហា ឆ្នាំ២០១៧។ លោកស្រីទទួលបានបណ្ឌិតបរិញ្ញាបត្រ លើការងារគ្រប់គ្រងរួម លើមុខងារប្រតិបត្តិតាម និងរាយការណ៍ ទៅកាន់ក្រុមប្រឹក្សាភិបាល នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ ក្នុងមុខតំណែងជា នាយកប្រតិបត្តិតាម លោកស្រី វត្តិ ត្រួតពិនិត្យ និងណែនាំការងារទាំងឡាយ ដែលទាក់ទងនឹងផ្នែកប្រតិបត្តិតាម នៅក្នុងធនាគារ និងជាអ្នកទំនាក់ទំនងចម្បង ជាមួយនឹងធនាគារជាតិ នៃកម្ពុជា និងអាជ្ញាធរដទៃទៀត។

លោកស្រី ឈុន ពុទ្ធកុម្មៈវត្តិ បានចាប់ផ្តើមអាជីពការងារជា សវនករ ក្នុងក្រុមហ៊ុនសវនកម្មអន្តរជាតិមួយ ហើយបន្ទាប់មក លោកស្រីបានចាប់យកតួនាទីការងារ ផ្នែកប្រតិបត្តិតាម ក្នុងវិស័យហិរញ្ញវត្ថុ។ លោកស្រី វត្តិ មានបទពិសោធន៍ការងារ១១ឆ្នាំ ក្នុងវិស័យធនាគារ ជាមួយនឹងជំនាញផ្នែកប្រតិបត្តិតាម និងគ្រប់គ្រងហានិភ័យប្រតិបត្តិការ។ មុនពេលចូលបម្រើការងារ ក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រី វត្តិ ធ្លាប់បម្រើការងារជា នាយកគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងគ្រប់គ្រងផ្ទៃក្នុង នៅធនាគារធំមួយ ក្នុងប្រទេសកម្ពុជា។

លោកស្រី វត្តិ បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ កម្ពុជា និងបញ្ចប់ការសិក្សា ផ្នែកប្រតិបត្តិតាម ពីវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ។ ក្នុងឆ្នាំ២០២០ លោកស្រីទទួលបានវិញ្ញាបនបត្រ កម្រិតអន្តរជាតិ ផ្នែកប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ពីសមាគមអន្តរជាតិ ផ្នែកប្រតិបត្តិតាម។



លោក ខៀវ ឡានីន

នាយកសវនកម្មផ្ទៃក្នុង
សញ្ញាតិខ្មែរ

ក្នុងនាមជាអ្នកចូលរួមចំណែកមួយរូប ក្នុងគណៈកម្មាធិការគ្រប់គ្រង របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី តាំងពីការបើកដំណើរការដំបូង ក្នុងឆ្នាំ២០១០ លោក ខៀវ ឡានីន មានទំនួលខុសត្រូវលើការអភិវឌ្ឍ និងពិនិត្យមើលផែនការសវនកម្ម យុទ្ធសាស្ត្រ ស្តង់ដារ និងគោលនយោបាយព្រមទាំងការគ្រប់គ្រងទូទៅ ក្នុងនាមក្រុមសវនកម្មផ្ទៃក្នុង របស់ធនាគារ។

លោក ឡានីន បានចូលបម្រើការងារ ក្នុងវិស័យធនាគារ ជាពិសេសមុខងារ សវនកម្មផ្ទៃក្នុងជាមួយនឹងបទពិសោធន៍ជាង ១៨ឆ្នាំមកហើយ ដែលលោកមានសមត្ថភាព ក្នុងការបំពេញតួនាទីយ៉ាងមានប្រសិទ្ធភាព និងជាជំនួយទៅដល់គណៈកម្មាធិការសវនកម្ម និងគណៈគ្រប់គ្រង ក្នុងការបង្កើតយុទ្ធវិធីគ្រប់គ្រងចំណាយ ប្រកបដោយប្រសិទ្ធភាព ការកំណត់ និងវាយតម្លៃហានិភ័យការផ្តល់អនុសាសន៍ លើវិធានការកាត់បន្ថយហានិភ័យ ដោយធានាដំណើរការអភិបាលកិច្ចឲ្យបានល្អប្រសើរ និងការគ្រប់គ្រងការងារសវនកម្ម។

លោក ឡានីន ទទួលបានសញ្ញាបត្របរិញ្ញាបត្រ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ពីសាកលវិទ្យាល័យបៀលប្រាយ។ បច្ចុប្បន្ន លោកកំពុងសិក្សាថ្នាក់ជំនាញបច្ចេកទេសសវនករផ្ទៃក្នុង ពីវិទ្យាស្ថានសវនករផ្ទៃក្នុង។

របាយការណ៍ហិរញ្ញវត្ថុ

៨៨	របាយការណ៍ក្រុមប្រឹក្សាភិបាល
៩០	របាយការណ៍សវនករឯករាជ្យ
៩២	របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
៩៣	របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ
៩៤	របាយការណ៍បម្រែបម្រួលមូលធន
៩៥	របាយការណ៍លំហូរសាច់ប្រាក់
៩៦	កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
១៣៨	ព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃកម្ពុជា





100%

100%

80%

90%

70%

60%

50%

40%

569.005

10000.65

10000.05

1500.09

25601.01

8600.23

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ហៅកាត់ថា «ធនាគារ») សូមបង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលបានធ្វើសវនកម្មហើយសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

អំពីធនាគារ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានបង្កើតឡើង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ ហើយធនាគារនេះ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលកាន់កាប់ទាំងស្រុងដោយ CIMB Bank Berhad ដែលជាធនាគារមានអាជ្ញាប័ណ្ណចុះបញ្ជីពាណិជ្ជកម្ម នៅប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន CIMB Group Holdings Berhad ដែលបានចុះបញ្ជីជាក្រុមហ៊ុនសាជីវកម្មសាធារណៈ នៅប្រទេសម៉ាឡេស៊ី គឺជាក្រុមហ៊ុនមេធំចុងក្រោយ។

សកម្មភាពអាជីវកម្មចម្បងៗ

សកម្មភាពអាជីវកម្មចម្បងៗរបស់ធនាគារ គឺការផ្តល់សេវាផ្នែកធនាគារគ្រប់ប្រភេទ និងសេវាដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ដំណាច់ឆ្នាំ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ នៅលើទំព័រទី៩៣។

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មិនមានការប្រកាស ឬការបង់ភាគលាភទេ។

ដើមទុន

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរភាគទុនិករបស់ធនាគារទេ ។

ហ្វាស៊ីលីតឺហិរញ្ញវត្ថុអាក្រក់ និងសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាល បានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ពាក់ព័ន្ធនឹងការជម្រះឥណទាន និងបុរេប្រទានអាក្រក់ចេញពីបញ្ជី ឬការធ្វើសវនកម្មធនសម្រាប់ការខាតបង់ ដែលបណ្តាលមកពីការថយចុះតម្លៃ ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ឥណទាន និងបុរេប្រទានអាក្រក់ទាំងអស់ ដែលបានដឹងត្រូវបានជម្រះចេញពីបញ្ជី និងបានកាត់ត្រាសវិធានធន សម្រាប់ការខាតបង់គ្រប់គ្រាន់ សម្រាប់ឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលនាំឲ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសវិធានធនសម្រាប់ការខាតបង់ ដែលបណ្តាលមកពីការថយចុះតម្លៃ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាល បានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្ម ដែលទំនងជាមិនអាចទទួលបានមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ទៅតាមតម្លៃនៅក្នុងបញ្ជីរបស់ធនាគារ ត្រូវបានកាត់បន្ថយឲ្យស្មើនឹងតម្លៃដែលរំពឹងថា នឹងអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលបណ្តាលឲ្យតម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃមិនត្រូវជាសារវន្តនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ៖

- ក. មិនមានបន្ទុកណាមួយ លើទ្រព្យសកម្មរបស់ធនាគារ ដែលបានកើតឡើង ដោយសារការដាក់បញ្ចាំ ដើម្បីការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ឆ្នាំមក និង
- ខ. មិនមានបំណុលយថាភាពណាមួយរបស់ធនាគារ ដែលបានកើតឡើង ចាប់តាំងពីដំណាច់ឆ្នាំមក ក្រៅពីបំណុលផ្សេងៗ នៅក្នុងដំណើរការអាជីវកម្មធនាគារធម្មតានោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗ របស់ធនាគារ ដែលត្រូវបានទាមទារឲ្យសង ឬអាចនឹងត្រូវទាមទារឲ្យសង ក្នុងរយៈពេល១២ខែ បន្ទាប់ពីដំណាច់ឆ្នាំដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្ត ដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន នៅថ្ងៃផុតកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីកាលៈទេសៈណាមួយ ដែលមិនបានឆ្លុះបញ្ចាំង នៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចបណ្តាលឲ្យចំនួនទឹកប្រាក់ ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានកំហុសឆ្គងជាសារវន្តនោះឡើយ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ឆ្នាំហិរញ្ញវត្ថុនេះ ពុំមានរងនូវផលប៉ះពាល់ជាសារវន្តពីគណនី ប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ក្នុងចន្លោះពេលរវាងដំណាច់ឆ្នាំហិរញ្ញវត្ថុ មកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងខុសប្រក្រតី ដែលទំនងជាមានផលប៉ះពាល់ជាសារវន្ត ដល់លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ក្នុងឆ្នាំដែលរបាយការណ៍នេះត្រូវបានធ្វើឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលនៅបម្រើការក្នុងអំឡុងឆ្នាំ និងរហូតមកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

Datuk Mohd Nasir Bin Ahmad	ប្រធានក្រុមប្រឹក្សាភិបាល/ អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
បណ្ឌិត ម៉ី កុល្យាណ	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ (បានចូលនិវត្ត នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២)
លោក ឡុង ប៉ាង	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ (បានតែងតាំង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២)
លោកស្រី Aisyah Lam Binti Abdullah	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
លោក Ahmad Shazli Kamarulzaman	អភិបាលមិនឯករាជ្យ និងមិនប្រតិបត្តិ
លោក Cheong Weng Teong	អភិបាលមិនឯករាជ្យ និងមិនប្រតិបត្តិ (បានតែងតាំង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១)
លោក ម៉ិន យ៉ន	អភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ
លោក Omar Siddiq Bin Amin Noer Rashid	អភិបាលមិនឯករាជ្យ និងមិនប្រតិបត្តិ (បានលាឈប់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១)

របាយការណ៍ហិរញ្ញវត្ថុ
របាយការណ៍ក្រុមប្រឹក្សាភិបាល

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល ចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង និងបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់ សម្រាប់ ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (ហៅកាត់ថា «CIFRS»)។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ តម្រូវឲ្យក្រុមប្រឹក្សាភិបាល៖

១. ប្រើប្រាស់គោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មាន សមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន បន្ទាប់មកត្រូវអនុវត្តគោលការណ៍ទាំងនោះ ឲ្យមានសង្គតិភាព។
២. អនុវត្តតាមតម្រូវការ ក្នុងការលាតត្រដាងព័ត៌មានរបស់ CIFRS ឬ ប្រសិនបើមានការប្រាស ចាកណាមួយ ក្នុងការបង្ហាញឲ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវលាតត្រដាង ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ឲ្យបានត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
៣. រក្សាទុកបញ្ជីគណនេយ្យ ឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុង ប្រកបដោយ ប្រសិទ្ធភាព។
៤. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃអាជីវកម្ម លើកលែងតែ មានភាពមិនសមស្រប ក្នុងការសន្មតថា ធនាគារអាចនឹងបន្តប្រតិបត្តិការអាជីវកម្ម នៅពេល អនាគតដ៏ខ្លី និង
៥. គ្រប់គ្រង និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងលទ្ធផលរបស់ធនាគារ ហើយត្រូវធានាថាផលប៉ះពាល់ ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល អះអាងថា ធនាគារបានអនុវត្ត តាមតម្រូវការខាងលើ ក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយ ព្រមទាំងកំណត់សម្គាល់ទាំងឡាយបានបង្ហាញ ត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



លោក ប៊ុន យ៉ន
អភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២

របាយការណ៍សវនករឯករាជ្យ

ជូនភាគទុនិកធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញត្រឹមត្រូវ នូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ហៅកាត់ថា «ធនាគារ») គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា «CIFRS»)។

របាយការណ៍ ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធន សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងគោលការណ៍គណនេយ្យសំខាន់ៗ និងព័ត៌មានពន្យល់ផ្សេងៗទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិ ស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា «ស្តង់ដារសវនកម្ម»)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀត នៅក្នុងកថាខណ្ឌការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីក្រុមហ៊ុន ដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិ សម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិ សម្រាប់គណនេយ្យករ (ហៅកាត់ថា «ក្រមសីលធម៌អន្តរជាតិ») និងអនុលោមទៅតាមក្រមសីលធម៌ របស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (ហៅកាត់ថា «ក្រមសីលធម៌ វគសក») ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ចំពោះរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញកាតព្វកិច្ច ក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដែលកំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌វគសក។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រង ទទួលខុសត្រូវ ចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ ដែលយើងខ្ញុំបានទទួលនាការបរិច្ឆេទនៃរបាយការណ៍សវនករនេះ រួមមានរបាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃកម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំ ចំពោះរបាយការណ៍ហិរញ្ញវត្ថុ ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាង ចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ដែលបានរៀបរាប់ខាងលើ ដើម្បីពិចារណាថាព័ត៌មានផ្សេងៗទាំងនោះមានភាពផ្ទុយគ្នាជាសារវន្ត ពីរបាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្នែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្ត ដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារ ដែលយើងខ្ញុំបានបំពេញ ទៅលើព័ត៌មានផ្សេងៗ ដែលយើងខ្ញុំទទួលបានមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្ត ដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុក

លើអភិបាលកិច្ច ចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ទទួលខុសត្រូវ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញរបាយការណ៍ទាំងនោះឲ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវ លើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យច្រៀសផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រង ទទួលខុសត្រូវ ក្នុងការវាយតម្លៃ អំពីលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មាន ដែលពាក់ព័ន្ធក៏ដូចជាបញ្ហាផ្សេងៗ ដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រង មានគម្រោងបិទអាជីវកម្មរបស់ធនាគារឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាមួយ ប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍សវនករឯករាជ្យ

**ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្ម
លើរបាយការណ៍ហិរញ្ញវត្ថុ**

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាង ដែលសមហេតុផល ចំពោះរបាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករ ដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផល គឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្ម ដែលបានធ្វើឡើងដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ច នូវការរាយការណ៍ខុសជាសារវន្ត ដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថា មានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថា វាជះឥទ្ធិពលលើមូលដ្ឋាន នៃការសម្រេចចិត្ត ផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្ម ដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឲ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យ ប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យ ស្របតាមវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យ នៃភាពខុសជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយគាត់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់ និងសមស្រប ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការកំហុសឆ្គងជាសារវន្ត ពីការក្លែងបន្លំវាមានទំហំធំជាងហានិភ័យ ដែលបណ្តាលមកពីកំហុសឆ្គងអចេតនា ដោយសារការក្លែងបន្លំ រួមមានការសមគំនិតការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីតាក់តែងនីតិវិធីសវនកម្មដែលសមស្រប ទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃ អំពីភាពសមស្រប នៃគោលការណ៍គណនេយ្យ ដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រង អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន ថាតើវាមានភាពមិនច្បាស់លាស់ជាសារវន្ត ដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឲ្យមានការសង្ស័យជាដុំកំភួន ទៅលើលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាវាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញ នៅក្នុងរបាយការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុចំពោះការលាតត្រដាងព័ត៌មាន នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្ម ដែលយើងខ្ញុំទទួលបានរហូតដល់ថ្ងៃចុះហត្ថលេខា លើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ក្នុងពេលអនាគត អាចបណ្តាលឲ្យក្រុមហ៊ុនឈប់បន្តនិរន្តរភាពអាជីវកម្ម។

- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថា របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឲ្យមានការបង្ហាញត្រឹមត្រូវ។

យើងខ្ញុំបានរាយការណ៍ជូនអ្នក ដែលទទួលបន្ទុកអភិបាលកិច្ច នូវបញ្ហាផ្សេងៗ ដូចជាទំហំការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងរាយការណ៍ ពីភាពខ្វះខាតជាសារវន្ត ក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញ ក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

ជ. ក្រុមហ៊ុន ប្រាយវីតផ័រហាវខូកើស៍ (ខេមបូឌា)



ឡាន ហ៊ី
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	២០២១		២០២០		
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	៥៦.៧៣៧.០៤៤	២៣១.១៤៦.៧១៧	៨៩.៤៥១.៥៣០	៣៦១.៨៣១.៤៣៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល	៥	១៥៥.៦៣៨.៦៩៤	៦៣៤.០៧២.០៣៩	២១១.៩៩៥.៦៩៩	៨៥៧.៥២២.៦០២
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ	៦	១២៩.៣០៣.៩០៧	៥២៦.៧៨៤.១១៧	៦៦.០១៤.៨៦៩	២៦៧.០៣០.១៤៥
ឥណទាន និងបុរេប្រទានវាស់វែង តាមថ្លៃដើមដករំលស់	៧	៩១៩.៦២១.៤៤៧	៣.៧៤៦.៥៣៧.៧៧៥	៨៤៧.០៤០.២០៦	៣.៤២៦.២៧៧.៦៣៣
ប្រាក់តម្កល់តាមច្បាប់ នៅធនាគារកណ្តាល	៨	៨១.២០៩.៤២៥	៣៣០.៨៤៧.១៩៧	៧៧.២៣២.៦៦៧	៣១២.៤០៦.១៣៨
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	៦.៥១៦.៩៩៨	២៦.៥៥០.២៥០	៤.៩៦០.៣៥៧	២០.០៦៤.៦៤៤
ទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់	១០	៥.២៨៧.៩៦២	២១.៥៤៣.១៥៧	៤.៦៥៧.១១០	១៨.៨៣៨.០១០
ទ្រព្យសកម្មអរូបី	១១	២.០០២.៩១២	៨.១៥៩.៨៦៣	១.៩០៤.៤៦៩	៧.៧០៣.៥៧៧
ពន្ធពន្យារជាទ្រព្យសកម្ម	១២	២.៤៧៨.៥៨៦	១០.០៩៧.៧៩៩	២.១០៩.១៥៨	៨.៥៣១.៥៤៤
ទ្រព្យសកម្មផ្សេងៗ	១៣	៥.០៤៧.១៩៦	២០.៥៦២.២៧៨	៤.២០០.១១២	១៦.៩៨៩.៤៥៤
ទ្រព្យសកម្មសរុប		១.៣៦៣.៨៤៤.១៧១	៥.៥៥៦.៣០១.១៥២	១.៣០៩.៥៦៦.១៧៧	៥.២៩៧.១៩៥.១៨៦
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ	១៤	១៦៥.៤៧០.៤៥០	៦៧៤.១២៦.៦១៣	១៣៥.៥០១.១៨២	៥៤៨.១០២.២៨១
ប្រាក់បញ្ញើរបស់អតិថិជន	១៥	៩៣១.៤០៣.៧៤៩	៣.៧៩៤.៥៣៨.៨៧៣	៨៩៥.៨៩៨.៨៥៨	៣.៦២៣.៩១០.៨៨១
ប្រាក់កម្ចី	១៦	២៦.១៤១.៥២១	១០៦.៥០០.៥៥៧	៦៤.២៥៣.៣២៨	២៥៩.៩០៤.៧១២
អនុបំណុល	១៧	៤៧.៤០៥.៥៩២	១៩៣.១៣០.៣៨២	៤៧.៤១១.០០០	១៩១.៧៧៧.៤៩៥
បំណុលភតិសន្យា	៩	៦.៩៨៧.៧៨២	២៨.៤៦៨.២២៤	៥.៣៨១.៥៩៨	២១.៧៦៨.៥៦៤
បំណុលពន្ធ លើប្រាក់ចំណូលក្នុងឆ្នាំ	៣០	៥.៤៤៩.៥១៩	២២.២០១.៣៤០	៥.១២២.៣៧៥	២០.៧២០.០០៧
អត្ថប្រយោជន៍បុគ្គលិក	១៨	២.៩៧១.៦០៥	១២.១០៦.៣១៩	២.៥៧៦.៧៨៧	១០.៤២៣.១០៣
បំណុលផ្សេងៗ	១៩	១៧.៧៩៩.០៨៤	៧២.៥១៣.៤៦៨	១៦.១១៧.៨១៩	៦៥.១៩៦.៥៧៨
បំណុលសរុប		១.២០៣.៦២៩.៣០២	៤.៩០៣.៥៨៥.៧៧៦	១.១៧២.២៦២.៩៤៧	៤.៧៤១.៨០៣.៦២១
មូលធន					
ដើមទុន	២០	៧៥.០០០.០០០	៣០៥.៥៥០.០០០	៧៥.០០០.០០០	៣០៣.៣៧៥.០០០
ទុនបម្រុង សម្រាប់ការទូទាត់ ផ្នែកតាមភាគហ៊ុន	២១	២២០.៣១៥	៨៩៧.៥៦៣	-	-
ប្រាក់ចំណេញរក្សាទុក		៥៨.៥៤៦.៨៨៦	២៣៧.៤៣៣.០៦៨	៣៧.២៩៣.៩២៧	១៥០.៩៧៦.០៣០
ដើមទុនបម្រុង	២២	១៧.៥០០.០០០	៧១.២៩៥.០០០	១៧.៥០០.០០០	៧០.៧៨៧.៥០០
ទុនបម្រុងតាមច្បាប់	២៣	៨.៩៨៧.៦៦៨	៣៦.៤៥២.៧៩៩	៧.៥០៩.៣០៣	៣០.៣៧៥.១៣១
ទុនបម្រុងផ្សេងៗ		-	១.០៨៦.៩៤៦	-	(១២២.០៩៦)
មូលធនសរុប		១៦០.២១៤.៨៦៩	៦៥២.៧១៥.៣៧៦	១៣៧.៣០៣.២៣០	៥៥៥.៣៩១.៥៦៥
បំណុល និងមូលធនសរុប		១.៣៦៣.៨៤៤.១៧១	៥.៥៥៦.៣០១.១៥២	១.៣០៩.៥៦៦.១៧៧	៥.២៩៧.១៩៥.១៨៦

កំណត់សម្គាល់ ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៩៤ ដល់ទំព័រទី ១៣៥ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ដំណាច់ឆ្នាំ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	២០២១		២០២០		
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	២៤	៦៣.៩៩១.០៥៧	២៦០.៣១៥.៦២០	៥៨.៣៥៩.២៨៩	២៣៧.៩៣០.៨២១
ចំណាយការប្រាក់	២៤	(២៣.៩០៤.៨៨៦)	(៩៧.២៤៥.០៧៦)	(២១.៣៥៨.៩២១)	(៨៧.០៨០.៣២១)
ចំណូលការប្រាក់សុទ្ធ	២៤	៤០.០៨៦.១៧១	១៦៣.០៧០.៥៤៤	៣៧.០០០.៣៦៨	១៥០.៨៥០.៥០០
ចំណូលកម្រៃជើងសា	២៥	៧.៧៤៣.១៨៥	៣១.៤៩៩.២៧៧	៧.១២១.៦៨៩	២៩.០៣៥.១២៦
ចំណាយកម្រៃជើងសា	២៥	(២.៤៦៨.៩០៩)	(១០.០៤៣.៥២២)	(១.០៤៤.០០០)	(៤.២៥៦.៣៨៨)
ចំណូលកម្រៃជើងសាសុទ្ធ	២៥	៥.២៧៤.២៧៦	២១.៤៥៥.៧៥៥	៦.០៧៧.៦៨៩	២៤.៧៧៨.៧៣៨
ខាតពីការថយចុះតម្លៃឥណទាន	២៦	(១.១៩៤.២១៨)	(៤.៨៥៨.០៧៩)	(១.៥៩៩.៣០៥)	(៦.៥២០.៣៦៦)
ចំណូលប្រតិបត្តិការផ្សេងៗ		១.៥១០.១៥៤	៦.១៤៣.៣០៦	១.៣៤៦.៨០៥	៥.៤៩០.៩២៤
(ខាត)/ចំណេញផ្សេងៗ - សុទ្ធ		(១១០.៥៦៦)	(៤៤៩.៧៨២)	៥០.៦៦៩	២០៦.៥៧៨
ចំណូលប្រតិបត្តិការផ្សេងៗសុទ្ធ		២០៥.៣៧០	៨៣៥.៤៤៥	(២០១.៨៣១)	(៨២២.៨៦៤)
ចំណាយ					
ចំណាយបុគ្គលិក	២៧	(១០.៩០៤.២៧០)	(៤៤.៣៥៨.៥៧០)	(៩.៩៧០.០៧៩)	(៤០.៦៤៨.០១២)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	២៨	(២.៩២៨.០៦១)	(១១.៩១១.៣៥២)	(២.៤៣០.៩០០)	(៩.៩១០.៧៧៩)
ចំណាយប្រតិបត្តិការផ្សេងៗ	២៩	(៣.២១២.៣៥៤)	(១៣.០៦៧.៨៥៦)	(៣.៧១៧.៧៨១)	(១៥.១៥៧.៣៩៣)
		(១៧.០៤៤.៦៨៥)	(៦៩.៣៣៧.៧៧៨)	(១៦.១១៨.៧៦០)	(៦៥.៧១៦.១៨៤)
ចំណេញមុនពន្ធ លើប្រាក់ចំណូល		២៨.៥២១.១៣២	១១៦.០២៣.៩៦៦	២០.៧៥៧.៤៦៦	១០៩.០៩០.១៩០
ចំណាយពន្ធ លើប្រាក់ចំណូល	៣០	(៥.៨២៩.៨០៨)	(២៣.៧១៥.៦៥៩)	(៥.៦៥៦.៥៣៥)	(២៣.០៦១.៦៩៣)
ចំណេញក្នុងឆ្នាំ		២២.៦៩១.៣២៤	៩២.៣០៨.៣០៧	២១.១០០.៩៣១	៨៦.០២៨.៤៩៧
ចំណូលលម្អិតផ្សេងៗ៖					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ ក្នុងចំណេញ-ខាត					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	១.២០៩.០៤២	-	(១.៣៦០.៥៨២)
ចំណូល/(ខាត)លម្អិតផ្សេងៗក្នុងឆ្នាំ កាត់កងជាមួយពន្ធ		-	១.២០៩.០៤២	-	(១.៣៦០.៥៨២)
ចំណូលលម្អិតផ្សេងៗសរុបក្នុងឆ្នាំ		២២.៦៩១.៣២៤	៩៣.៥១៧.៣៤៩	២១.១០០.៩៣១	៨៤.៦៦៧.៩១៥
ចំណេញរបស់៖					
ម្ចាស់ធនាគារ		២២.៦៩១.៣២៤	៩២.៣០៨.៣០៧	២១.១០០.៩៣១	៨៦.០២៨.៤៩៧
ចំណូលលម្អិតសរុបរបស់៖					
ម្ចាស់ធនាគារ		២២.៦៩១.៣២៤	៩៣.៥១៧.៣៤៩	២១.១០០.៩៣១	៨៤.៦៦៧.៩១៥

កំណត់សម្គាល់ ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៩៤ ដល់ទំព័រទី ១៣៥ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ហិរញ្ញវត្ថុ
របាយការណ៍បម្រែបម្រួលមូលធន
សម្រាប់ដំណាច់ឆ្នាំ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

របាយការណ៍បម្រែបម្រួលមូលធន

របស់ម្ចាស់ធនាគារ														
	ដើមទុន		ទុនបម្រុងសម្រាប់ការទូទាត់ផ្នែកតាមភាគហ៊ុន		ប្រាក់ចំណេញរក្សាទុក		ដើមទុនបម្រុង		ទុនបម្រុងតាមច្បាប់		ទុនបម្រុងផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	៧៥.០០០.០០០	៣០៥.៦២៥.០០០	-	-	៣៣.៩៥៧.៣៧៥	១៣៧.៣៧២.៩០៦	-	-	៧.២៤៤.៩២៤	២៩.២៨៧.៩៧៧	-	១.២៣៨.៤៨៦	១១៦.២០២.២៩៩	៤៧៣.៥២៤.៣៦៩
ចំណេញក្នុងឆ្នាំ	-	-	-	-	២១.១០០.៩៣១	៨៦.០២៨.៤៩៧	-	-	-	-	-	-	២១.១០០.៩៣១	៨៦.០២៨.៤៩៧
ខាតលម្អិតផ្សេងៗ	-	-	-	-	-	-	-	-	-	-	-	(១.៣៦០.៥៨២)	-	(១.៣៦០.៥៨២)
ចំណូលលម្អិតសរុបក្នុងឆ្នាំ	-	-	-	-	២១.១០០.៩៣១	៨៦.០២៨.៤៩៧	-	-	-	-	-	(១.៣៦០.៥៨២)	២១.១០០.៩៣១	៨៤.៦៦៧.៩១៥
ប្រតិបត្តិការ ជាមួយភាគទុនិក ក្នុងនាមជាភាគទុនិក៖														
ការផ្ទេរទៅដើមទុនបម្រុង (កំណត់សម្គាល់ ២២)	-	-	-	-	(១៧.៥០០.០០០)	(៧១.៣៤៧.៥០០)	១៧.៥០០.០០០	៧១.៣៤៧.៥០០	-	-	-	-	-	-
ការផ្ទេរទៅទុនបម្រុងតាមច្បាប់ (កំណត់សម្គាល់ ២៣)	-	-	-	-	(២៦៤.៣៧៩)	(១.០៧៧.៨៧៣)	-	-	២៦៤.៣៧៩	១.០៧៧.៨៧៣	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.២៥០.០០០)	-	-	-	-	-	(៥៦០.០០០)	-	-	-	-	-	(២.៨១០.៧១៩)
ប្រតិបត្តិការសរុប ជាមួយភាគទុនិក	-	(២.២៥០.០០០)	-	-	(១៧.៧៦៤.៣៧៩)	(៧២.៤២៥.៣៧៣)	១៧.៥០០.០០០	៧០.៧៨៧.៥០០	២៦៤.៣៧៩	១.០៨៧.១៥៤	-	-	-	(២.៨១០.៧១៩)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៧៥.០០០.០០០	៣០៣.៣៧៥.០០០	-	-	៣៧.២៩៣.៩២៧	១៥០.៩៧៦.០៣០	១៧.៥០០.០០០	៧០.៧៨៧.៥០០	៧.៥០៩.៣០៣	៣០.៣៧៥.១៣១	-	(១២២.០៩៦)	១៣៧.៣០៣.២៣០	៥៥៥.៣៩១.៥៦៥
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	៧៥.០០០.០០០	៣០៣.៣៧៥.០០០	-	-	៣៧.២៩៣.៩២៧	១៥០.៩៧៦.០៣០	១៧.៥០០.០០០	៧០.៧៨៧.៥០០	៧.៥០៩.៣០៣	៣០.៣៧៥.១៣១	-	(១២២.០៩៦)	១៣៧.៣០៣.២៣០	៥៥៥.៣៩១.៥៦៥
ចំណេញក្នុងឆ្នាំ	-	-	-	-	២២.៦៩១.៣២៤	៩២.៣០៨.៣០៧	-	-	-	-	-	-	២២.៦៩១.៣២៤	៩២.៣០៨.៣០៧
ចំណូលលម្អិតផ្សេងៗ	-	-	-	-	-	-	-	-	-	-	-	១.២០៩.០៤២	-	១.២០៩.០៤២
ចំណូលលម្អិតសរុបក្នុងឆ្នាំ	-	-	-	-	២២.៦៩១.៣២៤	៩២.៣០៨.៣០៧	-	-	-	-	-	១.២០៩.០៤២	២២.៦៩១.៣២៤	៩៣.៥១៧.៣៤៩
ប្រតិបត្តិការជាមួយភាគទុនិក ក្នុងនាមជាភាគទុនិក៖														
ការទូទាត់ផ្នែកតាមភាគហ៊ុន៖ តម្លៃនៃការបម្រើការងាររបស់បុគ្គលិក	-	-	២២០.៣១៥	៨៩៦.២៤១	-	-	-	-	-	-	-	-	២២០.៣១៥	៨៩៦.២៤១
ការផ្ទេរទៅទុនបម្រុងតាមច្បាប់ (កំណត់សម្គាល់ ២៣)	-	-	-	-	(១.៤៣៨.៣៦៥)	(៥.៨៥១.២៦៩)	-	-	១.៤៣៨.៣៦៥	៥.៨៥១.២៦៩	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២.១៧៥.០០០	-	១.៣២២	-	-	-	៥០៧.៥០០	-	២២៦.៣៩៩	-	-	-	២.៩១០.២២១
ប្រតិបត្តិការសរុប ជាមួយភាគទុនិក	-	២.១៧៥.០០០	២២០.៣១៥	៨៩៧.៥៦៣	(១.៤៣៨.៣៦៥)	(៥.៨៥១.២៦៩)	-	៥០៧.៥០០	១.៤៣៨.៣៦៥	៦.០៧៣.៩៦៨	-	-	២២០.៣១៥	៣.៨០៦.៨៦២
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៧៥.០០០.០០០	៣០៥.៥៥០.០០០	២២០.៣១៥	៨៩៧.៥៦៣	៥៥.៨៥៦.៨៨៦	២៣៧.៤៣៣.០៦៥	១៧.៥០០.០០០	៧១.២៩៥.០០០	៨.៩៤៧.៦៦៨	៣៦.៤៥២.៧៩៩	-	១.០៨៦.៩៤៦	១៦០.២១៤.៨៦៩	៦៥២.៧១៥.៣៧៦

កំណត់សម្គាល់ ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៩៤ ដល់ទំព័រទី ១៣៥ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍លំហូរសាច់ប្រាក់

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ដំណាច់ឆ្នាំ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	២០២១		២០២០		
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់(បានប្រើក្នុង)/ពីប្រតិបត្តិការ	៣២	(២៣.០១៦.៥៦៩)	(៩៣.៦៣១.៤០២)	៦៥.៦៥៥.៤៧៥	២៦៧.៦៧៧.៣៧៣
ការប្រាក់បានទទួល		៦៣.០៨៥.២៦៤	២៥៦.៦៣០.៨៥៤	៥៧.៦៦០.៨៥២	២៣៥.០៨៣.២៩៤
ការប្រាក់បានបង់		(២២.៩១៣.៣៩០)	(៩៣.២១១.៦៧១)	(១៩.០៣៤.៥៥៤)	(៧៧.៦០៣.៨៧៧)
ពន្ធលើប្រាក់ចំណូលបានបង់	៣០	(៥.៨៧២.០៩២)	(២៣.៨៨៧.៦៧០)	(៥.២៦២.៧៦៦)	(២១.៤៥៦.២៩៧)
មូលនិធិសោធននិវត្តន៍បុគ្គលិកបានបង់	១៨	(៣០៦.៩៩៥)	(១.២៤៨.៨៥៦)	(២០៣.៩៧៣)	(៨៣១.៥៩៨)
ប្រាក់បំណាច់អតីតភាពការងារបានបង់	១៨	(២៥.១១៣)	(១០២.១៦០)	-	-
សាច់ប្រាក់សុទ្ធ ពីសកម្មភាពប្រតិបត្តិការ		១០.៩៥១.១០៥	៤៤.៥៤៩.០៩៥	៩៨.៨១៥.០៣៤	៤០២.៨៦៨.៨៩៥
លំហូរសាច់ប្រាក់ ពីសកម្មភាពវិនិយោគ					
មូលបត្រអាចជួញដូរបាន		៣៦.២៣១.០០០	១៤៧.៣៨៧.៧០៨	១៥.១៧៩.០០០	៦១.៨៨៤.៧៨៣
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ		(១.៧៣០.២៣៩)	(៧.០៣៨.៦១២)	(២.៦៤៧.៦៩៧)	(១០.៧៩៤.៦៦១)
ការទិញទ្រព្យសកម្មអរូបី		(៥៥០.២៦៦)	(២.២៣៨.៤៨២)	(៥៧៣.២០៨)	(២.៣៣៦.៩៦៩)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		១.៥១៨	៦.១៧៥	៣៣.៦៦៤	១៣៧.២៤៨
សាច់ប្រាក់សុទ្ធ ពីសកម្មភាពវិនិយោគ		៣៣.៩៥២.០១៣	១៣៨.១១៦.៧៨៩	១១.៩៩១.៧៥៩	៤៨.៨៩០.៤០១
លំហូរសាច់ប្រាក់ ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី	១៦	៥៧.៨៥៦.៣០៣	២៣៥.៣៥៩.៤៤១	១៧០.៣៥១.៨១១	៦៩៤.៥២៤.៣៣៣
ការទូទាត់សងប្រាក់កម្ចី	១៦	(៩៥.៤៨៩.៥៦៥)	(៣៨៨.៤៥១.៥៥០)	(១៨១.០៣៤.៣៤៩)	(៧៣៨.០៧៧.០៤១)
សាច់ប្រាក់បានពីអនុបំណុល	១៧	៧.០០០.០០០	២៨.៤៧៦.០០០	១០.០០០.០០០	៤០.៧៧០.០០០
ការទូទាត់សងអនុបំណុល	១៧	(៧.០០០.០០០)	(២៨.៤៧៦.០០០)	-	-
ការទូទាត់ភតិសន្យាជាប្រាក់ដើម		(១.៣៣៤.៤៩៩)	(៥.៤២៨.៧៤២)	(១.២៦៦.៦៨៨)	(៥.១៦៤.២៨៧)
សាច់ប្រាក់សុទ្ធបានប្រើ ក្នុងសកម្មភាពហិរញ្ញប្បទាន		(៣៨.៩៦៧.៧៦១)	(១៥៨.៥២០.៨៥១)	(១.៩៤៩.២២៦)	(៧.៩៤៦.៩៩៥)
កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមឆ្នាំ		៥.៩៣៥.៣៥៧	២៤.១៤៥.០៣៣	១០៨.៨៥៧.៥៦៧	៤៤៣.៨១២.៣០១
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៨.៥០៧.៣៥៤	-	(៨.៩៨១.៥៨៩)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដំណាច់ឆ្នាំ	៣១	២៩៨.០៦៤.៤៥៩	១.២១៤.៣១៤.៦០៥	២៩២.១២៩.១០២	១.១៨១.៦៦២.២១៨

កំណត់សម្គាល់ ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៩៤ ដល់ទំព័រទី ១៣៥ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

១. ព័ត៌មានទូទៅ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ ដោយមានវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០១០៥២៤ ចេញដោយក្រសួងពាណិជ្ជកម្ម និងបានចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០។ ធនាគារ គឺជាក្រុមហ៊ុន បុត្រសម្ព័ន្ធ ដែលកាន់កាប់ទាំងស្រុងដោយ CIMB Bank Berhad ដែលជាធនាគារមានអាជ្ញាប័ណ្ណ ចុះបញ្ជីអាជីវកម្ម នៅប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន CIMB Group Holdings Berhad ដែលបាន ចុះបញ្ជីជាក្រុមហ៊ុនសាជីវកម្មសាធារណៈ នៅប្រទេសម៉ាឡេស៊ី គឺជាក្រុមហ៊ុនមេធំចុងក្រោយ។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺផ្តល់សេវាធនាគារគ្រប់ប្រភេទ និងផ្តល់សេវាផ្សេងៗ ទៀត ដែលពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។ ធនាគារបានទទួលអាជ្ញាប័ណ្ណ ប្រកប អាជីវកម្មធនាគារ ដែលចេញដោយធនាគារជាតិ នៃកម្ពុជា (ហៅកាត់ថា «ធនាគារកណ្តាល») នៅ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១០។

ការិយាល័យចុះបញ្ជីរបស់ធនាគារ មានទីតាំងស្ថិតនៅផ្ទះលេខ២០AB មហាវិថីព្រះនរោត្តម កែងផ្លូវលេខ១១៨ សង្កាត់ផ្សារចាស់ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ក្រុមប្រឹក្សាភិបាល បានអនុម័តឱ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ

គោលការណ៍គណនេយ្យសំខាន់ៗ ដែលបានប្រើប្រាស់ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញខាងក្រោម។ គោលការណ៍ទាំងនេះត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពគ្រប់ឆ្នាំ ដែល បានបង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា («CIFRS») ដែលផ្អែកទាំងស្រុងទៅតាមស្តង់ដារទាំងអស់ ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ រួមទាំងបំណកស្រាយ និង វិសោធនកម្មផ្សេងៗ ដែលអាចកើតមាន ក្នុងកាលៈទេសៈណាមួយ ចំពោះស្តង់ដារនីមួយៗ។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំ តាមវិធីសាស្ត្រថ្លៃដើម។

ធនាគារលាតត្រដាងចំនួនទឹកប្រាក់នៃទ្រព្យសកម្ម និងបំណុលនីមួយៗ ដែលរំពឹងថាត្រូវប្រមូល មកវិញ ឬត្រូវទូទាត់ ក្នុងរយៈពេលមិនលើស ១២ខែ បន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ ជារយៈពេលខ្លី ហើយចំនួនដែលលើសពី១២ខែ បន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ជារយៈពេលវែង។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលស្របទៅតាម CIFRS តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មាន គណនេយ្យជាក់លាក់សំខាន់ៗ។ ហើយវាក៏តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យ នៅក្នុងដំណើរការ នៃការអនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាព សុគតស្មាញកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសារវន្ត ចំពោះ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានលាតត្រដាង នៅក្នុងកំណត់សម្គាល់ ៣ ។

របាយការណ៍ហិរញ្ញវត្ថុជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងចេញ ពីរបាយការណ៍ហិរញ្ញវត្ថុ ជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាពខុសគ្នា ក្នុងការបកស្រាយរវាងភាសា ទាំងពីរនោះត្រូវយករបាយការណ៍ហិរញ្ញវត្ថុ ជាភាសាខ្មែរជាគោល។

២.២ ស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយ

i) ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្ម ដែលធនាគារបានអនុវត្ត

ធនាគារបានអនុវត្តស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្ម ដូចខាងក្រោមលើកដំបូង ចំពោះ របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលចាប់ផ្តើម នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១៖

- សម្បទាន សម្រាប់ការជួល ពាក់ព័ន្ធនឹងកូរ៉េដ-១៩ – វិសោធនកម្ម CIFRS 16 និង
- កំណែទម្រង់អត្រាការប្រាក់គោល - ដំណាក់កាលទី២ - វិសោធនកម្ម CIFRS 9, CIAS 39, CIFRS 7, និង CIFRS 16

វិសោធនកម្ម ដែលបានចុះបញ្ជីខាងលើ មិនធ្វើឱ្យមានផលប៉ះពាល់ណាមួយ ទៅលើចំនួន ដែលបានទទួលស្គាល់ ក្នុងការិយបរិច្ឆេទមុន និងមិនរំពឹងថា មានផលប៉ះពាល់ជាសារវន្ត សម្រាប់ ការិយបរិច្ឆេទនេះ និងការិយបរិច្ឆេទ នាពេលអនាគត។

ii) ស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយ ដែលធនាគារមិនទាន់បានអនុវត្ត

ធនាគារមិនបានអនុវត្តមុនកាលកំណត់ នូវស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយ ដែលត្រូវ បានចេញផ្សាយរួច ប៉ុន្តែមិនទាន់ចាំបាច់ត្រូវអនុវត្ត សម្រាប់ការិយបរិច្ឆេទរបាយការណ៍ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ទេ។ ធនាគារមិនរំពឹងថាស្តង់ដារទាំងនេះមានផលប៉ះពាល់ជាសារវន្ត លើមូលធនរបស់ ធនាគារ សម្រាប់ការិយបរិច្ឆេទរបាយការណ៍នេះ និងការិយបរិច្ឆេទរបាយការណ៍ នាពេលអនាគត និង ចំពោះប្រតិបត្តិការ នាពេលអនាគតខាងមុខនេះទេ។

២.៣ ការប្តូររូបិយប័ណ្ណ

i) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានវាស់វែងដោយ ប្រើប្រាស់រូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បង ដែលធនាគារធ្វើប្រតិបត្តិការ (ហៅកាត់ថា «រូបិយប័ណ្ណគោល»)។ ការកំណត់យកប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោល ដោយសារប្រាក់ ដុល្លារអាមេរិកមានឥទ្ធិពលជាសារវន្ត លើប្រតិបត្តិការរបស់ធនាគារ។ របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល និងរូបិយប័ណ្ណ សម្រាប់បង្ហាញ របស់ធនាគារ។

ii) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗ ត្រូវបានកត់ត្រាប្តូរទៅជារូបិយប័ណ្ណគោល ដោយប្រើអត្រា ប្តូរប្រាក់ នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណ ដែលបណ្តាល មកពីការទូទាត់តាមប្រតិបត្តិការបែបនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានា ដែល កំណត់ជារូបិយប័ណ្ណផ្សេងៗ ត្រូវបានប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នាដំណាច់ឆ្នាំ ត្រូវបាន ទទួលស្គាល់ ក្នុងរបាយការណ៍ចំណេញ-ខាត។

iii) ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ ស្តីពីគណនេយ្យ និងសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបង្ហាញជាប្រាក់ រៀល។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់ជាមធ្យមក្នុងឆ្នាំ។ ទ្រព្យសកម្ម និងបំណុល ដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ និងមូលធនភាគទុនិក ត្រូវបានប្តូរ តាមអត្រាប្តូរប្រាក់ថ្ងៃទីបញ្ជី នាការបរិច្ឆេទរបាយការណ៍។ លម្អៀងពីការប្តូររូបិយប័ណ្ណទាំងអស់ ដែលកើតមកពីការប្តូរមូលធនភាគទុនិក និងទុនបម្រុង ត្រូវបានទទួលស្គាល់ផ្ទាល់ ក្នុងមូលធន ហើយលម្អៀងពីការប្តូររូបិយប័ណ្ណទាំងអស់ផ្សេងៗទៀត ត្រូវបានទទួលស្គាល់នៅក្នុងចំណូលលម្អិត ផ្សេងៗ។

ធនាគារបានប្រើអត្រាប្តូរប្រាក់ផ្លូវការ ដែលផ្សព្វផ្សាយដោយធនាគារជាតិ នៃកម្ពុជា។ គិតត្រឹម កាលបរិច្ឆេទរបាយការណ៍ អត្រាប្តូរប្រាក់មធ្យមប្រចាំឆ្នាំ គឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៦៨រៀល (២០២០៖ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៧៧រៀល) ហើយអត្រាប្តូរប្រាក់ថ្ងៃទីបញ្ជី គឺ ១ដុល្លារ អាមេរិក ស្មើនឹង ៤.០៧៤រៀល (២០២០៖ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៤៥រៀល)។

២.៤ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងការដាក់បង្ហាញរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិត នៅធនាគារកណ្តាល និងធនាគារ ផ្សេងៗ និងការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លី ដែលមានរយៈពេលកំណត់បីខែ ឬ តិចជាងបីខែ ដែលធនាគារអាចមានលទ្ធភាពពេញលេញ ក្នុងការដកសាច់ប្រាក់ ក្នុងគោលបំណង នៅពេលចាំបាច់ និងមានហានិភ័យបម្រែបម្រួលតម្លៃតិចតួច។

របាយការណ៍ហិរញ្ញវត្ថុ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ឥណទានវិបារបន៍ ត្រូវបានបង្ហាញក្នុងប្រាក់កម្ចី ក្នុងបំណុលរយៈពេលខ្លី នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

២.៥ ទ្រព្យសកម្មហិរញ្ញវត្ថុ

(ក) ចំណាត់ថ្នាក់

ធនាគារបែងចែកទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនជាទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែង តាមថ្លៃដើមដករំលស់ ដែលក្នុងនោះរួមមានសាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់ និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ។

ការធ្វើចំណាត់ថ្នាក់នេះ គឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌ ក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ធនាគារបានធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន តាមថ្លៃដើមដករំលស់តែក្នុងករណីដែលស្របតាមលក្ខណៈវិនិច្ឆ័យដូចខាងក្រោមប៉ុណ្ណោះ៖

- ទ្រព្យសកម្ម ដែលត្រូវបានកាន់កាប់ ក្នុងគំរូអាជីវកម្ម ដែលមានគោលបំណង ដើម្បីប្រមូលលំហូរសាច់ប្រាក់ ក្នុងកិច្ចសន្យា និង
- លក្ខខណ្ឌក្នុងកិច្ចសន្យា ដែលនាំឲ្យមានកាលបរិច្ឆេទដាក់លាក់នានា ចំពោះលំហូរសាច់ប្រាក់ដែលសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ទៅលើចំនួនប្រាក់ដើម ដែលនៅមិនទាន់ទូទាត់។

(ខ) ការទទួលស្គាល់ និងការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ នៅពេលដែលធនាគារក្លាយជាភាគីមួយ ក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ ការទិញ និងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុ តាមមធ្យោបាយធម្មតា ត្រូវបានទទួលស្គាល់នាការបរិច្ឆេទជួញដូរ ជាកាលបរិច្ឆេទដែលធនាគារធ្វើការទិញ ឬលក់ទ្រព្យសកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានឈប់ទទួលស្គាល់ នៅពេលដែលសិទ្ធិ ក្នុងការទទួលលំហូរសាច់ប្រាក់ពីទ្រព្យសកម្មនោះបានហួសកាលកំណត់ ឬត្រូវបានផ្ទេរ ហើយធនាគារបានផ្ទេរ នូវរាល់ហានិភ័យជាសារវន្ត និងផលកម្មសិទ្ធិទាំងអស់។ ចំណេញ ឬខាតពីការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែង តាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់ នៅក្នុងចំណេញ-ខាត នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានគេឈប់ទទួលស្គាល់។

(គ) ការវាស់វែង

នាពេលទទួលស្គាល់លើកដំបូង ធនាគារវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ តាមតម្លៃសមស្រប ឬកបន្ថែមជាមួយនឹងចំណាយប្រតិបត្តិការផ្សេងៗ ដែលបានចំណាយផ្ទាល់ ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងករណីដែលទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានវាស់វែង តាមតម្លៃសមស្រប ក្នុងចំណេញ-ខាត («FVPL»)។ ចំណាយប្រតិបត្តិការនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានកត់ត្រាតាម FVPL ត្រូវបានកត់ត្រាជាចំណាយក្នុងចំណេញ-ខាត។ បន្ទាប់ពីការទទួលស្គាល់លើកដំបូងភ្លាមសំវិធានធន សម្រាប់ការថយចុះតម្លៃឥណទានរំពឹងទុក («ECL») ត្រូវបានទទួលស្គាល់ សម្រាប់ទ្រព្យសកម្ម ដែលត្រូវបានវាស់វែង តាមថ្លៃដើមដករំលស់ ដែលធ្វើឲ្យមានការខាតតាមគណនេយ្យមួយ ដែលត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត នៅពេលទ្រព្យសកម្មមួយត្រូវបានបង្កើតឡើងថ្មី។

ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានដេរីវេទីវ ត្រូវបានគេគិតទៅលើចំនួនរបស់វាទាំងស្រុង នៅពេលធ្វើការកំណត់ លំហូរសាច់ប្រាក់របស់វា សម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់។

ឧបករណ៍បំណុល

ការវាស់វែងឧបករណ៍បំណុល គឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្ម និងលក្ខណៈនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ ធនាគារធ្វើចំណាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួនជាទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានវាស់វែងតាមថ្លៃដើមដករំលស់។

ថ្លៃដើមដករំលស់៖ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់ សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែលលំហូរសាច់ប្រាក់នោះ គឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ (SPPI) ត្រូវបានវាស់វែង តាមថ្លៃដើមដករំលស់។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះ ត្រូវបានកែតម្រូវទៅតាមសំវិធានធនការខាតបង់ឥណទានរំពឹងទុក ដែលបានទទួលស្គាល់។ ចំណូលការប្រាក់ដែលបានពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះ ត្រូវបានដាក់បញ្ចូលនៅក្នុងចំណូលការប្រាក់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

ចំពោះឥណទានផ្តល់ឲ្យបុគ្គលិក សម្រាប់ទិញផ្ទះ ដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារ ត្រូវបានទទួលស្គាល់លើកដំបូង តាមតម្លៃបច្ចុប្បន្ននៃការទូទាត់សាច់ប្រាក់ នាពេលអនាគត និងធ្វើអប្បបរមាតាមអត្រាការប្រាក់ លើទីផ្សារនៃឥណទានប្រហាក់ប្រហែលគ្នា។ ចំនួនលម្អៀង រវាងសាច់ប្រាក់បានបង់ និងតម្លៃបច្ចុប្បន្ននៃសាច់ប្រាក់ត្រូវទទួល ក្នុងពេលអនាគត ត្រូវបានទទួលស្គាល់ជាបុរេប្រទានអត្ថប្រយោជន៍បុគ្គលិក ក្នុងខ្ទង់ទ្រព្យសកម្មផ្សេងៗ។

(ឃ) ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ

ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ នៅពេលដែលគំរូអាជីវកម្ម សម្រាប់ការគ្រប់គ្រងទ្រព្យសកម្ម របស់ខ្លួនមានការប្រែប្រួល។

(ង) ការថយចុះតម្លៃ

ធនាគារវាយតម្លៃការខាតឥណទានរំពឹងទុក («ECL») តាមមូលដ្ឋានរំពឹងទុក ទៅថ្ងៃអនាគតដែលទាក់ទងជាមួយនឹងឧបករណ៍បំណុលរបស់ខ្លួន ដែលវាស់វែងតាមថ្លៃដើមដករំលស់ ព្រមទាំងហានិភ័យ ដែលកើតពីកិច្ចសន្យាផ្តល់ឥណទាន (រួមទាំងឥណទានវិបារបន៍ និងហ្វាស៊ីលីតឺ ដែលអាចប្រើប្រាស់ឡើងវិញ) និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ធនាគារទទួលស្គាល់សំវិធានធន សម្រាប់ការខាតបង់ ចំពោះការខាតប្រភេទនេះ នាកាលបរិច្ឆេទរាយការណ៍។ ការវាស់វែង ECL ឆ្លុះបញ្ចាំងពី៖

- ចំនួនលម្អៀង និងចំនួនដែលបានឆ្លងប្របាប ដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃ លើលទ្ធភាព ដែលអាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបានដោយពុំចាំបាច់មានការចំណាយ និងការខំប្រឹងប្រែងលើសលប់ នាកាលបរិច្ឆេទរាយការណ៍ អំពីព្រឹត្តិការណ៍នាពេលអតីតកាល ពេលបច្ចុប្បន្ន និងការព្យាករ អំពីលក្ខខណ្ឌ នាពេលអនាគត

ធនាគារបានអនុវត្តវិធីសាស្ត្របីដំណាក់កាល ចំពោះការវាស់វែងការខាតឥណទានរំពឹងទុកសម្រាប់ប្រភេទដូចខាងក្រោម៖

- ឧបករណ៍បំណុលវាស់វែង តាមថ្លៃដើមដករំលស់ និង
- កិច្ចសន្យាផ្តល់ឥណទាន (រួមទាំងឥណទានវិបារបន៍ ដែលមិនទាន់បានដកប្រាក់ និងហ្វាស៊ីលីតឺ អាចប្រើប្រាស់ឡើងវិញ) និងកិច្ចសន្យាធានា ផ្នែកហិរញ្ញវត្ថុ

អនុវត្តវិធីសាស្ត្របីដំណាក់កាល ផ្អែកទៅលើបម្រែបម្រួលហានិភ័យឥណទាន ចាប់តាំងពីការទទួលស្គាល់លើកដំបូង៖

(i) ដំណាក់កាលទី ១៖ ECL ១២ខែ

ដំណាក់កាលទី១ រួមបញ្ចូលនូវទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមានកំណើនហានិភ័យឥណទានគួរឲ្យកត់សម្គាល់ ចាប់តាំងពីការកត់ត្រាលើកដំបូង ឬមានហានិភ័យឥណទានកម្រិតទាប នាកាលបរិច្ឆេទរាយការណ៍។ ECL ១២ខែ ត្រូវបានកត់ត្រា ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(ii) ដំណាក់កាលទី ២៖ ECL ពេញមួយអាយុកាល – មិនមានការថយចុះតម្លៃឥណទាន

ដំណាក់កាលទី ២ រួមមានទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង (លើកលែងតែវាមានហានិភ័យឥណទានទាប នាកាលបរិច្ឆេទរាយការណ៍) ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ។ ECL ពេញមួយអាយុកាលត្រូវបានកត់ត្រា ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(iii) ដំណាក់កាលទី ៣៖ ECL ពេញមួយអាយុកាល – មានការថយចុះតម្លៃឥណទាន

ដំណាក់កាលទី ៣ រួមមានទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានភស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ នាការលក់បរិច្ឆេទរាយការណ៍។ ECL ពេញមួយអាយុកាលត្រូវបានកត់ត្រា ហើយចំណូលការប្រាក់ត្រូវបានគណនា តាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

២.៦ បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុ ត្រូវបានកត់ត្រានៅពេលដែលធនាគារក្លាយជាភាគីមួយ នៅក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុរបស់ធនាគាររួមមានប្រាក់បញ្ញើរបស់ធនាគារ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី អនុបំណុល បំណុលភតិសន្យា និងបំណុលហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើកដំបូង តាមតម្លៃសមស្របដកចំណាយប្រតិបត្តិការចំពោះបំណុលហិរញ្ញវត្ថុទាំងអស់ ដែលមិនវាស់វែងតាមតម្លៃសមស្រប ក្នុងចំណេញ-ខាត។

បំណុលហិរញ្ញវត្ថុ ដែលមិនត្រូវបានចាត់ថ្នាក់ តាមតម្លៃសមស្រប ក្នុងចំណេញ-ខាត ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ បំណុលហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែង តាមថ្លៃដើមដករំលស់ មានដូចជាប្រាក់បញ្ញើរបស់ធនាគារ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី អនុបំណុល និងបំណុលហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុ ត្រូវបានគេឈប់ទទួលស្គាល់ នៅពេលដែលវាត្រូវបានបង្វិលអស់ ឬបើមិនដូច្នោះទេ វាត្រូវបានព្រមព្រៀងឲ្យបញ្ឈប់ការសងប្រាក់តទៅទៀត។

២.៧ កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានា ផ្នែកហិរញ្ញវត្ថុ

កិច្ចសន្យាផ្តល់ឥណទាន (រួមមានឥណទានវិបារូបន៍ ដែលមិនទាន់បានដកប្រាក់ និងហ្វាស៊ីលីតឺអាចប្រើប្រាស់ឡើងវិញ) ដែលធនាគារបានផ្តល់ ត្រូវបានវាស់វែងតាមចំនួនសិរិធានធនបាត់បង់។ ធនាគារមិនបានផ្តល់កិច្ចសន្យាផ្តល់ឥណទានណាមួយ ដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារទេ ឬកិច្ចសន្យា ដែលអាចត្រូវបានទូទាត់ជាសាច់ប្រាក់សុទ្ធ ឬតាមរយៈការផ្តល់ ឬការចេញឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតទេ។

ចំពោះកិច្ចសន្យាផ្តល់ឥណទាន (រួមមានឥណទានវិបារូបន៍ ដែលមិនទាន់បានដកប្រាក់ និងហ្វាស៊ីលីតឺ ដែលអាចប្រើប្រាស់ឡើងវិញ) ការខាតឥណទានរំពឹងទុក ត្រូវបានទទួលស្គាល់ជាសិរិធានធន (ដែលត្រូវបានដាក់បង្ហាញក្នុងបំណុលផ្សេងៗ)។ ទោះជាយ៉ាងណាក៏ដោយ ចំពោះកិច្ចសន្យា ដែលរួមបញ្ចូលទាំងឥណទាន និងកិច្ចសន្យា ដែលមិនទាន់ដកប្រាក់ ហើយដែលធនាគារមិនអាចកំណត់ការខាតឥណទានរំពឹងទុកដាច់ដោយឡែក ចំពោះកិច្ចសន្យាឥណទាន ដែលមិនទាន់ដកប្រាក់ ត្រូវបានទទួលស្គាល់រួមគ្នា ក្នុងសិរិធានធនឥណទានបាត់បង់។ ក្នុងករណីដែលការខាតឥណទានរំពឹងទុករួមបញ្ចូលគ្នា លើសពីចំនួនតម្លៃយោងដុលរបស់ឥណទាន នោះការខាតឥណទានរំពឹងទុកត្រូវបានទទួលស្គាល់ជាសិរិធានធន។

កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ គឺជាកិច្ចសន្យាទាំងឡាយណា ដែលតម្រូវឲ្យអ្នកចេញផ្សាយការធានា ធ្វើការទូទាត់ជាក់លាក់មួយ ដើម្បីផ្តល់សំណងទៅអ្នកកាន់កាប់ ចំពោះការខាតបង់ ដែលកើតមានឡើង ដោយសារកូនបំណុលណាមួយ មិនបានសងបំណុលនៅពេលដល់ថ្ងៃកំណត់ ដោយអនុលោមទៅតាមលក្ខខណ្ឌនៃឧបករណ៍បំណុលនោះ។ ការធានាផ្នែកហិរញ្ញវត្ថុប្រភេទនេះ គឺត្រូវបានផ្តល់ឲ្យធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអង្គភាពផ្សេងៗ ជំនួសអតិថិជន ដើម្បីធានាលើឥណទានឥណទានវិបារូបន៍ និងហ្វាស៊ីលីតឺធនាគារផ្សេងៗ។

ការធានាផ្នែកហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់លើកដំបូង ក្នុងរបាយការណ៍ហិរញ្ញវត្ថុ តាមតម្លៃសមស្រប នាការលក់បរិច្ឆេទផ្តល់ការធានានោះ។ ការធានាត្រូវបានព្រមព្រៀង តាមលក្ខខណ្ឌស្ម័គ្រចិត្តស្មើភាពគ្នា ហើយតម្លៃបុព្វលាភ ដែលបានព្រមព្រៀង មានចំនួនប្រហាក់ប្រហែលនឹងតម្លៃនៃកាតព្វកិច្ច ក្នុងការធានា។ បុព្វលាភ ដែលនឹងត្រូវទទួលបាន នាពេលអនាគត មិនត្រូវបានទទួលស្គាល់ទេ។ បន្ទាប់មកកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមចំនួនណាមួយ ដែលខ្ពស់ជាងគេ រវាងចំនួនដែលត្រូវបានកំណត់ ដោយផ្អែកទៅតាមគំរូការខាតឥណទានរំពឹងទុក ក្រោម CIFRS 9 ស្តីពី «ឧបករណ៍ហិរញ្ញវត្ថុ និងចំនួនដែលត្រូវបានទទួលស្គាល់លើកដំបូង ដកនឹងចំនួនប្រាក់ចំណូលបង្គរ ដែលត្រូវបានទទួលស្គាល់ ដោយផ្អែកទៅតាមគោលការណ៍របស់ CIFRS 15 ស្តីពី «ប្រាក់ចំណូល ពីកិច្ចសន្យាជាមួយអតិថិជន ទៅតាមភាពសមស្រប។

ការប៉ាន់ស្មានត្រូវបានកំណត់ ដោយផ្អែកទៅតាមបទពិសោធន៍ នៃប្រតិបត្តិការប្រហាក់ប្រហែលគ្នា និងប្រវត្តិនៃការខាតបង់ ក្នុងគ្រាកន្លងមក និងបូកបន្ថែមជាមួយនឹងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង។ ចំណូលកម្រៃសោហ៊ុយ ដែលរកបានត្រូវបានទទួលស្គាល់ តាមមូលដ្ឋានថេរ អាស្រ័យទៅតាមអាយុកាលនៃការធានានោះ។

កំណើនបំណុល ដែលពាក់ព័ន្ធនឹងការធានា ត្រូវបានរាយការណ៍ នៅក្នុងចំណេញ-ខាត ក្នុងខ្ទង់ចំណាយប្រតិបត្តិការ។

២.៨ ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធ បន្ទាប់ពីកាត់កងត្រូវបានរាយការណ៍ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានសិទ្ធិតាមផ្លូវច្បាប់ ក្នុងការកាត់កងចំនួនទឹកប្រាក់ ដែលបានទទួលស្គាល់ ហើយធនាគារមានបំណងនឹងទូទាត់តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ឬមានបំណងកត់ត្រាទ្រព្យសកម្ម និងទូទាត់បំណុល ក្នុងពេលដំណាលគ្នា។

២.៩ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់ ដែលបណ្តាលមកពីការថយចុះតម្លៃ។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗ ដែលបានចំណាយ ក្នុងការទិញទ្រព្យនោះ។

ចំណាយបន្តបន្ទាប់ផ្សេងៗ ត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ ឬត្រូវបានទទួលស្គាល់ជាទ្រព្យដាច់ដោយឡែក តាមការសមស្រប តែនៅពេលដែលមានភាពប្រាកដថាផលប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតនៃទ្រព្យនោះនឹងហូរចូលមកក្នុងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងគួរឲ្យជឿជាក់បានតែប៉ុណ្ណោះ។ រាល់ចំណាយលើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុក នៅក្នុងចំណេញ-ខាត ក្នុងឆ្នាំហិរញ្ញវត្ថុដែលប្រតិបត្តិការនោះកើតឡើង។

ការងារកំពុងដំណើរការមិនត្រូវបានដករំលស់ទេ។ ការដករំលស់ លើទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកត់ត្រាជាបន្ទុក ក្នុងចំណេញ-ខាតតាមមូលដ្ឋានថេរ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យសកម្មនីមួយៗ និងទៅតាមអត្រាប្រចាំឆ្នាំ ដូចខាងក្រោម៖

អត្រារំលស់	
ការកែលម្អ លើទ្រព្យជួល	២០% ឬ ចំរើននៃកិច្ចសន្យាជួល ប្រសិនបើវាខ្លីជាង
បរិក្ខារការិយាល័យ	១០% ទៅ ២០%
បរិក្ខារកុំព្យូទ័រ	២០% ទៅ ៣៣%
យានយន្ត	២០%

ការដករំលស់ លើការងារកំពុងដំណើរការ ចាប់ផ្តើមឡើង នៅពេលដែលទ្រព្យសកម្មមានភាពរួចរាល់ សម្រាប់ការប្រើប្រាស់។ អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យ និងកែតម្រូវតាមភាពសមស្រប នាដំណាច់កាលបរិច្ឆេទរាយការណ៍។

ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មណាមួយ លើសពីតម្លៃដែលអាចស្រង់មកវិញបាន វាត្រូវបានកត់ត្រាបន្ថយឲ្យនៅត្រឹមតម្លៃប៉ាន់ស្មាន ដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និងតម្លៃយោង ហើយត្រូវបានទទួលស្គាល់ នៅក្នុងចំណេញ-ខាត។

២.១០ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលរួមមានអាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រ ដែលបានទិញ និងចំណាយពាក់ព័ន្ធផ្សេងៗ ត្រូវបានរាយការណ៍តាមថ្លៃដើមដករំលស់បង្គរ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។ អាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើង ក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។ ថ្លៃដើមត្រូវបានដករំលស់ក្នុងរយៈពេលបីឆ្នាំ តាមវិធីសាស្ត្ររំលស់ថេរ លើកលែងតែអាជ្ញាប័ណ្ណសម្រាប់កម្មវិធីធនាគារ ដែលមានអាយុកាលប្រើប្រាស់ដប់ឆ្នាំ។

របាយការណ៍ហិរញ្ញវត្ថុ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

ការងារកំពុងដំណើរការមិនត្រូវបានដករំលស់ទេ។ ចំណាយនានា ពាក់ព័ន្ធនឹងការចែករំលែកទ្រព្យសកម្មអរូបី ត្រូវបានទទួលស្គាល់ជាចំណាយ នៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

២.១១ ការថយចុះតម្លៃ នៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណា ដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានដករំលស់ទេ និងត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំរកការថយចុះតម្លៃរបស់វា នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថា តម្លៃយោងរបស់វានឹងមិនអាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់តាមចំនួនលម្អៀង រវាងតម្លៃយោងនៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញបាន គឺជាតម្លៃមួយណា ដែលខ្ពស់ជាងគេរវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានរកការថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតូចៗ បំផុត ដែលគេអាចកំណត់លំហូរសាច់ប្រាក់របស់វាដាច់ដោយឡែកពីគ្នា ដែលវាមានឯករាជ្យទាំងស្រុង ពីលំហូរសាច់ប្រាក់ចូលរបស់ទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មដទៃ (ក្រុមបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ដែលមានការថយចុះតម្លៃ ត្រូវបានត្រួតពិនិត្យរកមើលលទ្ធភាព ក្នុងការកត់ត្រាការថយចុះតម្លៃត្រឡប់ទៅវិញ នៅរៀងរាល់ដំណាច់ការិយបរិច្ឆេទរាយការណ៍នីមួយៗ។

ការថយចុះតម្លៃ ត្រូវបានកត់ត្រាជាបន្ទុក ក្នុងចំណេញ-ខាត ក្នុងការិយបរិច្ឆេទ ដែលប្រតិបត្តិការនោះបានកើតឡើង។ ការកត់ត្រាត្រលប់មកវិញនៃការខាត ដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកត់ត្រា ក្នុងចំណេញ-ខាត ទៅតាមចំនួនតម្លៃយោងនៃទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃយោងដែលបានកំណត់ កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានទទួលស្គាល់ការខាត ដែលបណ្តាលមកពីការថយចុះតម្លៃ។

២.១២ ភតិសន្យា

ធនាគារជាភាគីអ្នកជួល

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារវាយតម្លៃថាតើកិច្ចសន្យានោះ ឬខ្លឹមសាររបស់វាជាភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬខ្លឹមសារនៃកិច្ចសន្យាមួយ ត្រូវបានចាត់ទុកថាជាភតិសន្យា ប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិ ក្នុងការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្ម ដែលត្រូវបានកំណត់មួយ ក្នុងរយៈពេលណាមួយ ជាផ្លូវនឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា។ ធនាគារបានបែងចែកសាច់ប្រាក់ ក្នុងកិច្ចសន្យាជាធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា អាស្រ័យលើថ្លៃឈ្នួល ដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិសន្យា ត្រូវបានចរចាឡើងវិញ តាមមូលដ្ឋានដាច់ដោយឡែក និងមានលក្ខខណ្ឌខុសៗពីគ្នា។ កិច្ចព្រមព្រៀងភតិសន្យា មិនបានបណ្តាលឲ្យមានកិច្ចសន្យាណាមួយក្រៅពីអត្ថប្រយោជន៍ ដែលបានធានា នៅក្នុងទ្រព្យសកម្មភតិសន្យា ដែលត្រូវបានកាន់កាប់ដោយភាគីម្ចាស់ជួលនោះទេ។ ទ្រព្យសកម្ម ដែលត្រូវបានជួល អាចនឹងមិនត្រូវបានប្រើប្រាស់ជាទ្រព្យធានា ក្នុងការខ្ចីប្រាក់ទេ។

ភតិសន្យាត្រូវបានទទួលស្គាល់ជាទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់ និងជាបំណុលពាក់ព័ន្ធនាកាលបរិច្ឆេទដែលទ្រព្យសកម្មដែលបានជួល មានកាព្យាបាលសម្រាប់ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុល ដែលកើតពីភតិសន្យា ត្រូវបានវាស់វែងជាដំបូង តាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។

(i) បំណុលភតិសន្យា

បំណុលភតិសន្យា រួមបញ្ចូលនូវតម្លៃបច្ចុប្បន្នសុទ្ធ នៃការទូទាត់ភតិសន្យាថេរ (រួមទាំងការបង់ប្រាក់ថេរផ្សេងៗ) ដកនឹងការលើកទឹកចិត្តផ្សេងៗ សម្រាប់ការជួលដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យា ដែលត្រូវធ្វើឡើង ក្រោមជម្រើសដែលអាចពន្យារពេលបាន ប្រកបដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូល នៅក្នុងការវាស់វែងបំណុល។

ការទូទាត់ភតិសន្យា ត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាជាក់ស្តែង ក្នុងភតិសន្យា។ ប្រសិនបើអត្រាការប្រាក់មិនអាចកំណត់បានដោយភាពងាយស្រួលនោះ ដែលជាទូទៅចំពោះករណីភតិសន្យា

នៅក្នុងធនាគារ អត្រាកំណើនប្រាក់កម្ចីរបស់ភាគីអ្នកជួលត្រូវបានប្រើប្រាស់ ហើយវាគឺជាអត្រាដែលភាគីអ្នកជួលនីមួយៗត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចី ដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្ម ដែលមានតម្លៃប្រហាក់ប្រហែលនឹងទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នា ជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី ធនាគារអាចធ្វើទៅបាន ដោយប្រើហិរញ្ញប្បទានភាគីទីបី ដែលទទួលបាន ពីភាគីអ្នកជួលនីមួយៗ គឺជាចំណុចចាប់ផ្តើម ហើយកែតម្រូវលើការផ្លាស់ប្តូរលក្ខខណ្ឌហិរញ្ញប្បទាន ចាប់តាំងពីហិរញ្ញប្បទានភាគីទីបីទទួលបាន។

ការទូទាត់ភតិសន្យា ត្រូវបានបែងចែក រវាងប្រាក់ដើម និងចំណាយការប្រាក់។ ចំណាយការប្រាក់ត្រូវបានកត់ត្រាជាបន្ទុក ក្នុងចំណេញ-ខាត ក្នុងរយៈពេលនៃភតិសន្យានោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុល ដែលនៅសល់ ក្នុងការិយបរិច្ឆេទនីមួយៗ។

(ii) ទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់

ទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានវាស់វែងជាដំបូងតាមថ្លៃដើម ដែលរួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យា ដែលបានវាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយ ដែលបានធ្វើឡើង នៅកាលបរិច្ឆេទចាប់ផ្តើម ឬមុនកាលបរិច្ឆេទចាប់ផ្តើមដកការលើកទឹកចិត្តផ្សេងៗ ដែលទទួលបានពីការជួល
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយ សម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

ទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់ជាទូទៅ ត្រូវបានដករំលស់ តាមមូលដ្ឋានរំលស់ថេរ លើរយៈពេលណាមួយ ដែលខ្លីជាងគេ រវាងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងរយៈពេលជួល។ ប្រសិនបើធនាគារមានបំណងដាក់លាក់ដ៏សមហេតុផល ក្នុងការទិញ នោះទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នោះត្រូវបានដករំលស់ លើអាយុកាលប្រើប្រាស់មូលដ្ឋានរបស់ទ្រព្យសកម្មនោះ។

បន្ទាប់មកទៀត ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ និងការខាត ដែលបណ្តាលមកពីការថយចុះតម្លៃបង្ក ប្រសិនបើមាន។

(iii) ការទូទាត់ភតិសន្យា ក្រោមការលើកលែងផ្សេងៗ

ការទូទាត់នានា ដែលពាក់ព័ន្ធនឹងភតិសន្យា ដែលមានរយៈពេលខ្លី ត្រូវបានកត់ត្រា ក្នុងចំណេញ-ខាត តាមមូលដ្ឋានថេរ អាស្រ័យទៅតាមរយៈពេលនៃភតិសន្យា។ ភតិសន្យា ដែលមានរយៈពេលខ្លី រួមមានការជួលទីតាំង សម្រាប់ ATM។

២.១៣ ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធ លើប្រាក់ចំណូល គឺជាចំនួនប្រាក់ពន្ធ ដែលត្រូវបង់ លើប្រាក់ចំណូលជាប់ពន្ធ ក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ដោយផ្អែកទៅតាមអត្រាពន្ធលើប្រាក់ចំណូល ដែលចូលជាធរមាន និងធ្វើនិយ័តកម្ម ទៅតាមបម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល ដែលបណ្តាលឲ្យមានលម្អៀងបណ្តោះអាសន្ន និងការខាតពន្ធ ដែលមិនបានប្រើប្រាស់។

ចំណាយពន្ធ លើប្រាក់ចំណូលក្នុងគ្រា ត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាកាលបរិច្ឆេទរាយការណ៍ នៅក្នុងប្រទេស ដែលធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ចំណេញជាប់ពន្ធ។

ពន្ធពន្យារត្រូវបានកត់ត្រាសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួនលម្អៀងបណ្តោះអាសន្ន រវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វា នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធពន្យារត្រូវបានកំណត់ដោយប្រើអត្រាពន្ធ តាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាកាលបរិច្ឆេទរាយការណ៍។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថា នឹងមានប្រាក់ចំណេញជាប់ពន្ធ នាពេលអនាគត សម្រាប់យកលម្អៀងបណ្តោះអាសន្នមកប្រើប្រាស់។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ ហើយត្រូវបានកាត់បន្ថយទៅតាមចំនួន ដែលទំនងជាមិនមានប្រាក់ចំណេញជាប់ពន្ធត្រូវបានកត់ត្រា។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានកាត់កងជាមួយនឹងពន្ធពន្យារជាបំណុល ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ ដើម្បីកាត់កងបំណុលពន្ធក្នុងឆ្នាំ ជាមួយនឹងពន្ធទ្រព្យសកម្មក្នុងឆ្នាំ ហើយប្រសិនបើវាទាក់ទងនឹងពន្ធលើប្រាក់ចំណូល ដែលកំណត់ដោយអាជ្ញាធរពន្ធដារតែមួយ ទៅលើអង្គភាពជាប់ពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារ ត្រូវបានទទួលស្គាល់ នៅក្នុងចំណេញ-ខាត លើកលែងតែវាពាក់ព័ន្ធជាមួយនឹងខ្ទង់ផ្សេងៗ ដែលបានទទួលស្គាល់ផ្ទាល់ ក្នុងចំណូលលម្អិតផ្សេងៗ ឬក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានទទួលស្គាល់ ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ ក្នុងមូលធនដែរ។

២.១៤ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់ នៅពេលដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោល ដែលជាលទ្ធផលនៃព្រឹត្តិការណ៍ ពីអតីតកាល ហើយវាទំនងជាអាចតម្រូវឲ្យមានការចំណាយធនធាន ដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយចំនួនទឹកប្រាក់ត្រូវបានប៉ាន់ស្មានគួរឲ្យជឿជាក់បាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញ ដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ ដោយគិតទៅលើចំណាត់ថ្នាក់ នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតនៃលំហូរចេញ ដើម្បីទូទាត់កាតព្វកិច្ចនោះមានចំនួនតូចក៏ដោយ។

សំវិធានធនត្រូវបានគណនា តាមតម្លៃបច្ចុប្បន្ននៃចំណាយ ដែលត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាប្រសព្វបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំងការវាយតម្លៃទីផ្សារបច្ចុប្បន្ន នៃតម្លៃសាច់ប្រាក់ គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗ នៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធន ដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

២.១៥ ទុនបម្រុងតាមច្បាប់

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបានតម្រូវឲ្យគណនាសំវិធានធន តាមច្បាប់អនុលោមទៅតាមប្រកាសលេខ ៨៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសាកលវិទ្យាល័យលេខ ៨៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី «ចំណាត់ថ្នាក់ហានិភ័យគណនានិងសំវិធានធនលើអ៊ុយប៊ែរមិន»។ ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កើនផ្នែកតាម CIFRS 9 នោះ «ការបំពេញបន្ថែម - topping up» នឹងត្រូវបានកាត់ត្រាជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញ នៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកាត់ត្រាត្រឡប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្កមានចំនួនស្មើគ្នា ឬទាបជាងការថយចុះតម្លៃបង្កើន ដែលផ្អែកតាម CIFRS9។ ទុនបម្រុងតាមច្បាប់ត្រូវបានកម្ចីល់ទុកមួយឡែកជាទ្រព្យនាថ្ងៃ ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឲ្យរួមបញ្ចូល នៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

២.១៦ អត្ថប្រយោជន៍បុគ្គលិក

(i) អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ត្រូវបានកាត់ត្រាបង្កក្នុងឆ្នាំ ដែលបុគ្គលិកបានបម្រើការងារឲ្យធនាគារ។

(ii) អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើវិសោធនកម្មលើច្បាប់ ស្តីពីការងារ ដែលណែនាំពីគម្រោងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ ក.ប/ ប្រ.ក.ខ.ល ត្រូវបានចេញផ្សាយ ដោយបានផ្តល់នូវគោលការណ៍ណែនាំ ស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់/ប្រកាសនេះ អង្គភាពនីមួយៗ តម្រូវឲ្យទូទាត់ប្រាក់បំណាច់អតីតភាពការងារឲ្យនិយោជិត ដែលមានកិច្ចសន្យាការងារមិនមានថិរវេលាកំណត់ ដូចខាងក្រោម៖

- ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមាន ក្នុងខែមករា ឆ្នាំ២០១៩ - ស្មើនឹង ១៥ថ្ងៃ នៃប្រាក់បៀវត្សប្រចាំខែរបស់បុគ្គលិក និងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗ គិតជាមធ្យម ដែលត្រូវទូទាត់រៀងរាល់ ៦ខែម្តង នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧,៥ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។

- ប្រាក់បំណាច់អតីតភាពការងាររំពួក - និយោជិតមានសិទ្ធិទទួលបានប្រាក់បំណាច់អតីតភាពការងាររំពួកស្មើនឹង ១៥ថ្ងៃ នៃប្រាក់បៀវត្សរបស់ពួកគេ ក្នុងមួយឆ្នាំ គិតចាប់តាំងពីថ្ងៃចូលបម្រើការងារ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយនៅតែបន្តការងារ ជាមួយធនាគារ។ ការបើកប្រាក់បំណាច់អតីតភាពការងាររំពួក គឺអាស្រ័យទៅតាមចំនួនឆ្នាំអតីតភាពការងាររបស់បុគ្គលិកម្នាក់ៗ ហើយមិនត្រូវលើសពី៦ខែ នៃប្រាក់បៀវត្សរ៍ផុលជាមធ្យមទេ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំលេខ ០៤២/១៩ ក.ប/ស.ណ.ន.ខ.ល ដើម្បីពន្យារពេលការបើកប្រាក់បំណាច់អតីតភាពការងាររំពួក ដែលនឹងត្រូវទូទាត់ឲ្យចំនួនបីថ្ងៃម្តង ក្នុងខែមិថុនា និងខែធ្នូ ដោយចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២១។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថា ជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយវាត្រូវបានកាត់ត្រាបង្កក្នុងឆ្នាំ ដែលបុគ្គលិកបានបម្រើការងារឲ្យធនាគារ។

ការបើកប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានចាត់ថ្នាក់ ជាអត្ថប្រយោជន៍បុគ្គលិករយៈពេលវែង។ បំណុលប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានកាត់ត្រាតាមតម្លៃបច្ចុប្បន្ន នៃកាតព្វកិច្ចដែលបានកំណត់ នាការិយបរិច្ឆេទរាយការណ៍ ដោយប្រើវិធីសាស្ត្រ projected unit credit ដើម្បីធ្វើការប៉ាន់ស្មានឲ្យបានកាន់តែល្អនូវតម្លៃចុងក្រោយ ដែលធនាគារត្រូវបង់ឲ្យបុគ្គលិកជាថ្មីនឹងការបម្រើការងារឲ្យធនាគារ ក្នុងពេលបច្ចុប្បន្ន និងក្នុងឆ្នាំកន្លងមក។ តម្លៃបច្ចុប្បន្ននៃការបើកប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានកំណត់ដោយធ្វើអប្បបរមា លើចំនួនទឹកប្រាក់ប៉ាន់ស្មាន ដែលត្រូវទូទាត់នាពេលអនាគត ដោយយោងទៅតាមសញ្ញាប័ណ្ណសាជីវកម្ម ដែលមានគុណភាពខ្ពស់ នៃរូបិយប័ណ្ណរបស់បំណុលនោះ។

(iii) អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - មូលនិធិសោធននិវត្តន៍បុគ្គលិក

ធនាគារបានកាត់ត្រាមូលនិធិសោធននិវត្តន៍បុគ្គលិក សម្រាប់ជាអត្ថប្រយោជន៍ដល់បុគ្គលិកពេញសិទ្ធិទាំងអស់។ ទាំងនិយោជិត និងនិយោជក បង់វិភាគទាន ៥% នៃប្រាក់បៀវត្សប្រចាំខែរបស់បុគ្គលិកម្នាក់ៗ។ បុគ្គលិកដែលបានបម្រើការងាររយៈពេលបីឆ្នាំ ឬតិចជាងនេះ នៅពេលលាឈប់ពីការងារ ឬចូលនិវត្តន៍ នឹងទទួលបានត្រឹមតែវិភាគទានបង្ករបស់ខ្លួនតែប៉ុណ្ណោះ។ បន្ទាប់ពីបីឆ្នាំបុគ្គលិកម្នាក់ៗ នឹងទទួលបានទាំងវិភាគទានរបស់ពួកគេ និងវិភាគទានរបស់ធនាគារ។

មូលនិធិនេះ ត្រូវបានរក្សាទុក ក្នុងគណនីធនាគារដោយឡែក សម្រាប់បុគ្គលិកម្នាក់ៗ ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារ។ ធនាគារផ្តល់ការប្រាក់ ទាំងចំពោះវិភាគទានរបស់ធនាគារ និងវិភាគទានរបស់បុគ្គលិក តាមអត្រាការប្រាក់របស់ប្រាក់បញ្ញើមានកាលកំណត់១២ខែ។ ចំណាយវិភាគទាន (៥% ពីធនាគារ) ត្រូវបានកាត់ត្រា ក្នុងចំណេញ-ខាត តាមមូលដ្ឋានប្រចាំខែ។

(iv) អត្ថប្រយោជន៍ សម្រាប់ការទូទាត់ ផ្នែកតាមភាគហ៊ុន

CIMB Group Holdings Berhad («CIMBGH») បានបង្កើតផែនការលើកទឹកចិត្តរយៈពេលវែង («LTIP») ដែលចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២១ ដែលរួមមានផែនការជម្រើសភាគហ៊ុនរបស់បុគ្គលិក («ESOS») និងផែនការអំណោយភាគហ៊ុន («SGP»)។

ផែនការ LTIP ត្រូវបានផ្តល់ឲ្យបុគ្គលិក ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ធនាគារ និងជាផែនការទូទាត់ដោយភាគហ៊ុន។ ចំណាយប្រតិបត្តិការទូទាត់តាមភាគហ៊ុន ត្រូវបានទទួលស្គាល់ ក្នុងកំណើនមូលធន អាស្រ័យទៅតាមលទ្ធផល និង/ឬ លក្ខខណ្ឌការងារ ដែលបានបំពេញ និងបញ្ចប់ទៅវិញ នៅពេលធនាគារបានប្រគល់ប្រាក់រង្វាន់ឲ្យបុគ្គលិករួច។ តម្លៃសមស្របនៃការបម្រើការងាររបស់បុគ្គលិក ដែលទទួលបានជាថ្មីនឹងការផ្តល់ភាគហ៊ុន និង/ឬ ជម្រើសភាគហ៊ុន ត្រូវបានទទួលស្គាល់ជាចំណាយ ក្នុងចំណេញ-ខាត ក្នុងរយៈពេលផ្តល់អត្ថប្រយោជន៍ ផ្អែកទៅតាមចំនួនភាគហ៊ុនប៉ាន់ស្មាន និង/ឬ ជម្រើសភាគហ៊ុនដ៏ល្អបំផុត ដែលរំពឹងថាត្រូវប្រគល់ នាកាលបរិច្ឆេទផ្តល់អត្ថប្រយោជន៍។

របាយការណ៍ហិរញ្ញវត្ថុ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

ចំនួនសរុបដែលត្រូវបានចំណាយ ក្នុងរយៈពេលផ្តល់អត្ថប្រយោជន៍ ត្រូវបានកំណត់ដោយយោងទៅតាមតម្លៃសមស្រប នាការលក់បរិច្ឆេទបានផ្តល់ភាគហ៊ុន និង/ឬ ជម្រើសភាគហ៊ុន។ លក្ខខណ្ឌផ្តល់ភាគហ៊ុនមិនផ្អែកតាមទីផ្សារ ត្រូវបានរួមបញ្ចូល នៅក្នុងការសន្មត ចំពោះចំនួនភាគហ៊ុន និង/ឬ ជម្រើសភាគហ៊ុន ដែលរំពឹងថាត្រូវប្រគល់។ នាដំណាច់ការិយបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារបានកែប្រែការប៉ាន់ស្មានរបស់ខ្លួន ចំពោះការប៉ាន់ស្មានចំនួនភាគហ៊ុន និង/ឬ ជម្រើសភាគហ៊ុន ដែលរំពឹងថាត្រូវប្រគល់ ដោយផ្អែកទៅតាមលក្ខខណ្ឌ ក្នុងការផ្តល់អត្ថប្រយោជន៍។ ផលប៉ះពាល់ណាមួយនៃការកែប្រែនេះ ចំពោះការប៉ាន់ស្មាន ដែលត្រូវបានធ្វើឡើងពីដំបូង ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត នូវចំនួនស្មើគ្នានឹងចំនួននិយ័តកម្ម នៅក្នុងមូលធន។ នៅពេលដែលទឹកប្រាក់រង្វាន់នៃការរៀបចំការទូទាត់ ផ្អែកតាមភាគហ៊ុនមានលក្ខខណ្ឌផ្តល់ ដែលមានចំណាត់ថ្នាក់ចំណែកតូចៗនីមួយៗ ត្រូវបានទទួលស្គាល់ជាចំនួនប្រាក់រង្វាន់ ដាច់ដោយឡែក ដូចនេះតម្លៃសមស្របរបស់ចំណែកតូចៗនោះ ត្រូវបានទទួលស្គាល់ក្នុងរយៈពេលផ្តល់ភាគហ៊ុននោះ។

ធនាគារប៉ាន់ស្មានតម្លៃសមស្របនៃជម្រើស ដោយប្រើវិធីសាស្ត្រ Black-Scholes model។ វិធីសាស្ត្រនេះតម្រូវឲ្យមានធាតុចូល ដូចជាតម្លៃកំណត់ តម្លៃភាគហ៊ុននាពេលបច្ចុប្បន្ន ពេលវេលាហួសកំណត់ អត្រាការប្រាក់ដែលគ្មាន ហានិភ័យ និងភាពប្រែប្រួលបង្កប៉ះពាល់ជម្រើសនោះ។

នៅពេលដែលមានការកែប្រែផែនការទូទាត់ ផ្អែកតាមភាគហ៊ុនកើតឡើង តម្លៃសមស្រប នៅកាលបរិច្ឆេទផ្តល់ភាគហ៊ុន នៅតែត្រូវបានទទួលស្គាល់ជាបន្ត រួមជាមួយនឹងតម្លៃបន្ថែមណាមួយដែលកើតឡើង នៅកាលបរិច្ឆេទនៃការកែប្រែនោះ ប្រសិនបើលក្ខខណ្ឌមិនមែនទីផ្សារត្រូវបានបំពេញ។

២.១៧ ចំណូល និងចំណាយការប្រាក់

ចំណូល និងចំណាយការប្រាក់ ពីឧបករណ៍ហិរញ្ញវត្ថុ ដែលវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់ក្នុង «ចំណូលការប្រាក់» និង «ចំណាយការប្រាក់» ក្នុងចំណេញ-ខាត ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រ ក្នុងការគណនាថ្លៃដើមដករំលស់ នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយ ឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រ ក្នុងការបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់ លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាព គឺជាអត្រា ដែលធ្វើអប្បបរមាដាក់ស្តែង ចំពោះការទូទាត់សាច់ប្រាក់ ឬបង្កាន់ដៃទទួលបានប្រាក់ប៉ាន់ស្មាន នាពេលអនាគតក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយ ដែលខ្លីជាងទៅតាមភាពសមស្រប ចំពោះតម្លៃយោងសុទ្ធរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ នៅពេលគណនាអត្រាការប្រាក់មានប្រសិទ្ធភាព ធនាគារបានកត់ត្រាលក្ខខណ្ឌ ក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយផ្ទាល់ ទៅលើឧបករណ៍នោះ នឹងវាជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតឥណទាន នាពេលអនាគតទេ។

ចំណូលការប្រាក់ ត្រូវបានគណនាដោយអនុវត្ត នូវអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃ ដែលបានទិញ ឬបានបង្កើតឡើង (Purchased or originated credit-impaired financial assets - POCI) ដែលអត្រាការប្រាក់មានប្រសិទ្ធភាព សម្រាប់កែតម្រូវឥណទានលើកដំបូង ត្រូវបានអនុវត្ត ចំពោះថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទាន ដែលមានការថយចុះតម្លៃមួយផ្នែកធំ (ឬ «ដំណាក់កាលទី ៣») ដែលចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះថ្លៃដើមដករំលស់របស់វា (ឧ. កាត់កងជាមួយនឹងសំវិធានធនការខាតឥណទានរំពឹងទុក)។

២.១៨ ចំណូលកម្រៃជើងសា

ចំណូលកម្រៃជើងសា ត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលវាបានបំពេញ តាមគំរូលក្ខខណ្ឌទាំងអស់ (កាតព្វកិច្ចនៃដំណើរការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវបានផ្ទេរក្នុងពេលវេលាណាមួយ ឬចំណុចនៃពេលវេលាណាមួយ)។

កម្រៃក្នុងដំណើរការផ្តល់ឥណទាន បុរេប្រទាន និងហិរញ្ញប្បទាន ដែលទំនងជាអាចត្រូវបានផ្តល់ឲ្យ ត្រូវបានពន្យារ (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូលដែលជាផ្នែក នៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់ដោយធ្វើនិយ័តកម្ម ទៅលើអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុនោះ។

៣. ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ និងការវិនិច្ឆ័យ

ធនាគារធ្វើការប៉ាន់ស្មាន និងការសន្មត ដោយគិតទៅលើអនាគតកាល។ តាមនិយមន័យលទ្ធផលនៃការប៉ាន់ស្មានគណនេយ្យ កម្រៃស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ដើម្បីធ្វើឲ្យមាតិកាព័ត៌មាននៃការប៉ាន់ស្មាន កាន់តែមានភាពល្អប្រសើរឡើង អញ្ញត្រជាក់លាក់សំខាន់ៗ ដែលជាធាតុធ្វើឲ្យមានការប៉ះពាល់ជាសារវន្ត ចំពោះលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារត្រូវបានធ្វើតេស្តភាពងាយប្រែប្រួលរបស់វា ចំពោះបម្រែបម្រួលប៉ារ៉ាម៉ែត្រមូលដ្ឋាន។ ការប៉ាន់ស្មាន និងការសន្មតចំពោះតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ត្រូវបានកត់សម្គាល់ដូចខាងក្រោម៖

i) សំវិធានធនការខាតឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែង តាមថ្លៃដើមដករំលស់

សំវិធានធនការខាតឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែង តាមថ្លៃដើមដករំលស់ តម្រូវឲ្យប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតជាក់លាក់ ចំពោះលក្ខខណ្ឌសេដ្ឋកិច្ច នាពេលអនាគត និងលក្ខណៈរបស់ឥណទាន (ឧ. លទ្ធភាពដែលអតិថិជនអាចមិនសងប្រាក់ និងបណ្តាលឲ្យមានការខាតបង់)។

ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវ នៅក្នុងការអនុវត្តតម្រូវការគណនេយ្យ សម្រាប់ការវាស់វែង ECL ផងដែរ ដូចជា៖

- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណង ដើម្បីវាស់វែង ECL
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវាស់វែង ECL
- ការកំណត់លក្ខណៈវិនិច្ឆ័យ ចំពោះកំណើនហានិភ័យឥណទានអតិថិជន ដែលមានកំណើនហានិភ័យជាសារវន្ត («SICR»)
- អនុវត្តការសន្មត និងការវិភាគ លើលំហូរសាច់ប្រាក់ នាពេលអនាគតរំពឹងទុក និងព័ត៌មានដែលព្យាករណ៍អនាគត
- អនុវត្តវិធីសាស្ត្រមិនមែនបច្ចេកទេស ចំពោះ ECL ដោយពិចារណាបន្ថែមលក្ខណៈវិនិច្ឆ័យផ្នែកគុណភាពបន្ថែម សម្រាប់ SICR ចំពោះឥណទាន ដែលត្រូវបានរៀបចំឡើងវិញដោយសារផលប៉ះពាល់នៃ កូវីដ-១៩ ដែលមិនត្រូវបានរួមបញ្ចូល នៅក្នុងគំរូ ECL ដែលមានស្រាប់។

ii) អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

តម្លៃបច្ចុប្បន្ន នៃកាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ អាស្រ័យទៅលើកត្តាមួយចំនួន ដែលត្រូវបានកំណត់ដោយមូលដ្ឋានមួយ ដែលប្រើប្រាស់ការសន្មតមួយចំនួន។ ការសន្មតដែលត្រូវបានប្រើប្រាស់ ក្នុងការកំណត់ចំណាយចុងក្រោយ សម្រាប់ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ រួមមានអត្រាបម្រែបម្រួលបុគ្គលិក និងអត្រាអប្បហរ។ បម្រែបម្រួលណាមួយ ក្នុងការសន្មតទាំងនេះ នឹងធ្វើឲ្យមានផលប៉ះពាល់លើតម្លៃយោងរបស់កាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។

iii) លក្ខខណ្ឌភតិសន្យា

ក្នុងការកំណត់លក្ខខណ្ឌភតិសន្យា គណៈគ្រប់គ្រង ពិចារណាទៅលើភាពជាក់ស្តែង និង លក្ខខណ្ឌទាំងអស់ ដែលបង្កើតឲ្យមានការលើកទឹកចិត្ត ផ្នែកសេដ្ឋកិច្ច ដើម្បីអនុវត្តជម្រើស ក្នុង ការបន្តការជួល ឬជម្រើសមិនបន្តការជួល។ ជម្រើសក្នុងការបន្តការជួល (ឬ រយៈពេលបន្ទាប់ពី ជម្រើសបញ្ឈប់ការជួល) ត្រូវបានរួមបញ្ចូលនៅក្នុងលក្ខខណ្ឌភតិសន្យា ប្រសិនបើភតិសន្យានោះ មានភាពជាក់លាក់សមហេតុផល សម្រាប់ការបន្តការជួល (ឬមិនបញ្ឈប់តែប៉ុណ្ណោះ)។

៤. សាច់ប្រាក់ក្នុងដៃ

		២០២១		២០២០	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី					
ប្រាក់ដុល្លារអាមេរិក	៥១.៩៧៩.១២៦	២១១.៧៦២.៩៩៩	៨៦.០៧៩.០៨២	៣៤៨.១៨៩.៨៨៧	
ប្រាក់រៀល	៤.៧៥៧.៩១៨	១៩.៣៨៣.៧៥៨	៣.៣៧២.៤៤៨	១៣.៦៤១.៥៥២	
	៥៦.៧៣៧.០៤៤	២៣១.១៤៦.៧៥៧	៨៩.៤៥១.៥៣០	៣៦១.៨៣១.៤៣៩	

៥. ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល

		២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	
រយៈពេលខ្លី					
គណនីចរន្ត	១១៣.០០៩.៩៨៤	៤៦០.៤០២.៦៧៥	១៣៦.២០១.១២៦	៥៥០.៩៣៣.៥៥៥	
គណនីទូទាត់	៣.៥៧៨.១៣៦	១៤.៥៧៧.៣២៦	៤៤៨.១៤៣	១.៨១២.៧៣៨	
មូលបត្រអាចជួញដូរបាន (i)	៣៩.០៥០.៥៧៤	១៥៩.០៩២.០៣៨	៧៥.៣៤៦.៤៣០	៣០៤.៧៧៦.៣០៩	
សរុបរយៈពេលខ្លី	១៥៥.៦៣៨.៦៩៤	៦៣៤.០៧២.០៣៩	២១១.៩៩៥.៦៩៩	៨៥៧.៥២២.៦០២	

(i) ធនាគារបានកម្ពស់មូលបត្រអាចជួញដូរបាន (NCDs) ដែលមានទឹកប្រាក់ចំនួន ១៣.៦០១.១៧៧ ដុល្លារអាមេរិក (៣១ ធ្នូ ២០២០៖ ៩.៧៥២.៣២៤ដុល្លារអាមេរិក) ជាមួយធនាគារកណ្តាល ជាទ្រព្យបញ្ចាំលើហ្វាស៊ីលីពី សម្រាប់ទូទាត់។ មូលបត្រអាចជួញដូរបានមួយផ្សេងទៀត ដែល មានទឹកប្រាក់ចំនួន ២៥.៤៤៩.៣៩៧ដុល្លារអាមេរិក (៣១ ធ្នូ ២០២០៖ ៦៥.៥៩៤.១០៦ ដុល្លារអាមេរិក) នៅធនាគារកណ្តាល ត្រូវបានដាក់ជាទ្រព្យបញ្ចាំ ចំពោះប្រាក់កម្ចី លើប្រតិបត្តិការ ផ្តល់សន្ទនីយភាព ដោយមានការធានា (LPCO) (កំណត់សម្គាល់ ១៦)។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារមិនទាន់បានប្រើឥណទានវិបារូបនី ចំពោះហ្វាស៊ីលីពី សម្រាប់ការ ទូទាត់នេះនៅឡើយទេ។

អត្រាការប្រាក់ប្រចាំឆ្នាំ នៃប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល មានដូចខាងក្រោម៖

២០២១		២០២០	
គណនីចរន្ត	0%	0%	
គណនីទូទាត់	0%	0%	
មូលបត្រអាចជួញដូរបាន	0,0៤% - 0,១៦%	0,0៧% - ១,0៩%	

៦. ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ

(ក) វិភាគតាមនិវាសនដ្ឋាន

២០២១		២០២០		
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និង ការដាក់ប្រាក់នៅ ធនាគារក្រៅប្រទេស	៨២.៨៣២.៧៧៧	៣៣៧.៤៦០.៧៣៣	៣០.៨១៧.៩៥០	១២៤.៦៥៨.៦០៨
ប្រាក់បញ្ញើ និង ការដាក់ប្រាក់នៅ ធនាគារក្នុងប្រទេស	៤៦.៤៩៨.២៣៩	១៨៩.៤៣៣.៨២៦	៣៥.២១០.៣៥៣	១៤២.៤២៥.៨៧៨
	១២៩.៣៣១.០១៦	៥២៦.៨៩៤.៥៥៩	៦៦.០២៨.៣០៣	២៦៧.០៨៤.៤៨៦
ដក៖ សំវិធានធនការខាត ឥណទានរំពឹងទុក	(២៧.១០៩)	(១១០.៤៤២)	(១៣.៤៣៤)	(៥៥.៣៤១)
	១២៩.៣០៣.៩០៧	៥២៦.៧៨៤.១១៧	៦៦.០១៤.៨៦៩	២៦៧.០៣០.១៤៥

(ខ) វិភាគតាមប្រភេទគណនី

		២០២១	២០២០		
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និង ការដាក់ប្រាក់នៅ ធនាគារក្នុងប្រទេស៖					
ប្រាក់បញ្ញើមានកាលកំណត់	៣៨.៩១៣.២៥០	១៥៨.៥៣២.៥៨១	៣២.៦២៧.៣១៧	១៣១.៩៧៧.៤៩៧	
គណនីសន្សំ	២.១៣៨.១៦៦	៨.៧១០.៨៨៨	៥៧០.៧១២	២.៣០៨.៥៣០	
គណនីចរន្ត	១.៨៦៦.៨៣០	៧.៦០៥.៤៦៥	២.០១២.៣២៤	៨.១៣៩.៨៥១	
ដក៖ សំវិធានធនការខាត ឥណទានរំពឹងទុក	(៩.៧៤៦)	(៣៩.៧០៥)	(៧.១២១)	(២៨.៨០៥)	
សមតុល្យនៅធនាគារ ក្នុងប្រទេសសរុប	៤២.៩០៨.៥០០	១៧៨.៨០៩.២២៩	៣៥.២០៣.២៣២	១៤២.៣៩៧.០៧៣	
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារក្រៅប្រទេស៖					
ប្រាក់បញ្ញើមានកាលកំណត់	៧៧.៧៣២.៣៨២	៣១៦.៦៨១.៧២៤	២៤.០២៤.៥៣៧	៩៧.១៧៩.២៥២	
គណនីចរន្ត	៨.៦៨០.៣៨៨	៣៥.៣៦៣.៩០១	៦.៧៩៣.៤១៣	២៧.៤៧៩.៣៥៦	
ដក៖ សំវិធានធនការខាត ឥណទានរំពឹងទុក	(១៧.៣៦៣)	(៧០.៧៣៧)	(៦.៣១៣)	(២៥.៥៣៦)	
សមតុល្យនៅធនាគារ ក្រៅប្រទេសសរុប	៨៦.៣៩៥.៤០៧	៣៥១.៩៧៤.៨៨៨	៣០.៨១១.៦៣៧	១២៤.៦៣៣.០៧២	
	១២៩.៣០៣.៩០៧	៥២៦.៧៨៤.១១៧	៦៦.០១៤.៨៦៩	២៦៧.០៣០.១៤៥	

(គ) វិភាគតាមកាលកំណត់ឥណទាន

		២០២១		២០២០	
		ពាន់រៀល		ពាន់រៀល	
ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក	
រយៈពេល	១២៩.៣០៣.៩០៧	៥២៦.៧៨៤.១១៧	៦៦.០១៤.៨៦៩	២៦៧.០៣០.១៤៥	២៦៧.០៣០.១៤៥
ខ្លី	១២៩.៣០៣.៩០៧	៥២៦.៧៨៤.១១៧	៦៦.០១៤.៨៦៩	២៦៧.០៣០.១៤៥	២៦៧.០៣០.១៤៥

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ មានដូចខាងក្រោម៖

២០២១		២០២០	
គណនីចរន្ត	0,00% - 0,៣៥%	0,00% - 0,៣៥%	
ប្រាក់បញ្ញើមានកាលកំណត់	0,00% - ៦,៥0%	១,២៥% - ២,២៥%	
គណនីសន្សំ	១,២៥%	0,0៥% - ២,00%	

របាយការណ៍ហិរញ្ញវត្ថុ
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

៧. ឥណទាន និងបុរេប្រទានវាស់វែង តាមថ្លៃដើមដករំលស់

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានរយៈពេលវែង	៤៩៩.៣៤៧.៤៦៤	២.០៣៤.៣៤១.៥៦៨	៤៤៤.៦៧៨.៦៨៦	១.៧៩៨.៧២៥.២៨៥
ឥណទានទិញគេហដ្ឋាន	២៤២.៣៦២.៦២២	៩៨៧.៤០១.៦១៨	២៣៣.៦១០.៥៦៣	៩៤៤.៩៥៤.៧២៧
ឥណទានវិបារូបន៍	៩៩.៩៤៩.០៦៥	៤០៧.១៩២.៤៩១	៨៣.២៦១.១៧២	៣៣៦.៧៩១.៤៤១
សក្ខីបត្រឥណទាន ជំរឿនទុកចិត្ត	៦៤.៦៦៨.៣៤៩	២៦៣.៤៥៨.៨៥៤	៧៦.២៣៦.៧៧៤	៣០៨.៣៧៧.៧៥១
ឥណទានដែលអាច ប្រើឡើងវិញបាន	៨.៩៧៣.០៤០	៣៦.៥៥៦.១៦៥	៤.២៨៤.១៩៨	១៧.៣២៩.៥៨១
ឥណទានឃានយន្ត	៤.៨៨៦.៣៨៨	១៩.៩០៧.១៤៥	៣.៥៩២.២៤២	១៤.៥៣០.៦១៩
ឥណទានបុគ្គល	២.៣៤១.៥៥៤	៩.៥៣៩.៤៩១	២.៩៩៨.០៩២	១២.១២៧.២៨២
ប័ណ្ណឥណទាន	៩៦៦.៧២៩	៣.៩៣៨.៤៥៤	៩០៥.៩៥៤	៣.៦៦៤.៥៨៨
ឥណទានរយៈពេលខ្លី	៧៨៣.៧៦៣	៣.១៩៣.០៥០	១.០៧៩.៣៧៦	៤.៣៦៦.០៧៥
ឥណទានផុលសរុប	៩២៤.២៨២.៩៧៤	៣.៧៦៥.៥២៨.៨៣៦	៨៥០.៦៤៧.០៥៧	៣.៤៤០.៨៦៧.៣៤៥
ដក៖ សំវិធានធនការខាត ឥណទានរំពឹងទុក (ក)	(៤.៦៦១.៥២៧)	(១៨.៩៩១.០៦១)	(៣.៦០៦.៨៥១)	(១៤.៥៨៩.៧១២)
ឥណទានសុទ្ធសរុប	៩១៩.៦២១.៤៤៧	៣.៧៤៦.៥៣៧.៧៧៥	៨៤៧.០៤០.២០៦	៣.៤២៦.២៧៧.៦៣៣

(ក) សំវិធានធនការខាតឥណទានរំពឹងទុក

សំវិធានធន សម្រាប់ការខាតឥណទានរំពឹងទុក តាមដំណាក់កាល មានដូចខាងក្រោម៖

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ECL ១២ខែ (ដំណាក់កាលទី ១)	២.៧៩៨.៩៥៧	១១.៤០២.៩៥១	២.៦៥៨.១២៤	១០.៧៥២.១១២
ECL ពេញមួយអាយុកាល-មិនថយចុះ តម្លៃឥណទាន (ដំណាក់កាលទី ២)	១៣១.៧១៨	៥៣៦.៦១៩	២១.៨៥៣	៨៨.៣៩៥
ECL ពេញមួយអាយុកាល-ថយចុះ តម្លៃឥណទាន (ដំណាក់កាលទី ៣)	១.៧៣០.៨៥២	៧.០៥១.៤៩១	៩២៦.៨៧៤	៣.៧៤៩.២០៥
	៤.៦៦១.៥២៧	១៨.៩៩១.០៦១	៣.៦០៦.៨៥១	១៤.៥៨៩.៧១២

(ខ) វិភាគតាមប្រភេទអាជីវកម្ម

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានទិញគេហដ្ឋាន	២៤៤.៦០៤.៥៨៣	៩៩៦.៥១៩.០៧១	២៣៤.៣៨៨.០៦២	៩៤៨.០៩៩.៧១១
លក់ដុំ និងលក់រាយ	១៨០.២១៤.៥០០	៧៣៤.១៩៣.៨៧៣	១៥៣.៦៤២.៨៨៥	៦២១.៤៨៥.៤៧០
នាំចូល និងនាំចេញ	១៤៧.៥១២.០៣៤	៦០០.៩៦៤.០២៧	១៤៣.៩៨០.៧៣៥	៥៨៥.៤០២.០៧៣
ផលិតកម្ម	៦៤.៥២៩.៧៨៤	២៦២.៨៩៤.៣៤០	៥៤.៦៨១.៧៦៣	២២១.១៨៧.៧៣១
សំណង់	៦០.១៦០.៣៩១	២៤៥.០៩៣.៤៣៣	៥៤.៥៧៣.១៤៨	២២០.៧៤៨.៣៨៤
គ្រឹះស្ថានហិរញ្ញវត្ថុ	៥៩.៦១៤.២៤៤	២៤២.៨៦៨.៤៣០	៦៤.៩៥៥.៦៤២	២៦២.៧៤៥.៥៧២
សេវាមិនមែនហិរញ្ញវត្ថុផ្សេងៗ	៥៨.៣១៨.៤៣៨	២៣៧.៥៨៩.៣១៦	៤៥.៦៣៣.៦០៦	១៨៤.៥៨៧.៩៣៦
ហិរញ្ញវត្ថុ ធានារ៉ាប់រង អចលន ទ្រព្យ និងសេវាអាជីវកម្ម	៥២.៣៣៧.៩៤៦	២១៣.២២៤.៧៩២	៤១.៨១៦.៤៣៥	១៦៩.១៤៧.៤៨០
ការដឹកជញ្ជូន ប្លង់ទំនិញ និង ទំនាក់ទំនង	១៨.៤០៧.២១៣	៧៤.៩៩០.៩៨៦	២២.៦៣៣.៣៥៦	៩១.៥៥១.៩២៥
អគ្គិសនី ប្រាស និងទឹកស្អាត	១២.៤៥០.៤៨១	៥០.៧២៣.២៦០	៦.៩៨២.១៣០	២៨.២៤២.៧១៦
កសិកម្ម	១.២៣៤.២៨១	៥.០២៨.៤៦១	-	-
ផ្សេងៗ	២៨.៨៩៩.០៧៩	១០១.៤៣៨.៨៤៧	២៧.៣៥៩.២៩៥	១១០.៦៦៨.៣៤៧
ឥណទានផុលសរុប	៩២៤.២៨២.៩៧៤	៣.៧៦៥.៥២៨.៨៣៦	៨៥០.៦៤៧.០៥៧	៣.៤៤០.៨៦៧.៣៤៥

(គ) វិភាគតាមចំណាត់ថ្នាក់ឥណទាន

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ឥណទានដំណើរការ</i>				
ចំនួនផុល	៨៩៧.២៩៦.៨៥០	៣.៦៥៥.៥៨៧.៣៦៦	៨៤៤.៨៤៦.៣០៩	៣.៤១៧.៤០៣.៣១៩
ចំនួនដែលមាន ហានិភ័យមិនសង	៩៥៤.៣០២.៨៨៧	៣.៨៨៧.៨២៩.៩៦២	៨៩៨.៩៤០.៩៦៧	៣.៦៣៦.២១៦.២១២
សំវិធានធនការខាត ឥណទានរំពឹងទុក	២.៧៩៨.៩៥៧	១១.៤០២.៩៥១	២.៦៥៨.១២៤	១០.៧៥២.១១២
<i>ឥណទានក្រោមដំណើរការ</i>				
ចំនួនផុល	១៦.៩៥២.១៥៦	៦៩.០៦៣.០៨៤	១.៣៦៤.៣៣៥	៥.៥១៨.៧៣៥
ចំនួនដែលមាន ហានិភ័យមិនសង	២៥.២៥៥.២៥៩	១០២.៨៨៩.៩២៥	២.៥៥៨.៤៥០	១០.៣៤៨.៩៣០
សំវិធានធនការខាត ឥណទានរំពឹងទុក	១៣១.៧១៨	៥៣៦.៦១៩	២១.៨៥៣	៨៨.៣៩៥
<i>ឥណទានមិនដំណើរការ</i>				
ចំនួនផុល	១០.០៣៣.៩៦៨	៤០.៨៧៨.៣៨៦	៤.៤៣៦.៤១៣	១៧.៩៤៤.២៩១
ចំនួនដែលមាន ហានិភ័យមិនសង	១៦.២៩១.២៣៦	៦៦.៣៧០.៤៩៥	៧.៦២០.៩០៣	៣០.៨២៦.៥៥៣
សំវិធានធនការខាត ឥណទានរំពឹងទុក	១.៧៣០.៨៥២	៧.០៥១.៤៩១	៩២៦.៨៧៤	៣.៧៤៩.២០៥
<i>សរុប</i>				
ចំនួនផុល	៩២៤.២៨២.៩៧៤	៣.៧៦៥.៥២៨.៨៣៦	៨៥០.៦៤៧.០៥៧	៣.៤៤០.៨៦៧.៣៤៥
ចំនួនដែលមាន ហានិភ័យមិនសង	៩៩៥.៨៤៩.៣៨២	៤.០៥៧.០៩០.៣៨២	៩០៩.១២០.៣២០	៣.៦៧៧.៣៩១.៦៩៥
សំវិធានធនការខាត ឥណទានរំពឹងទុក	៤.៦៦១.៥២៧	១៨.៩៩១.០៦១	៣.៦០៦.៨៥១	១៤.៥៨៩.៧១២

(ឃ) វិភាគតាមកាលកំណត់ឥណទាន

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនលើស១ឆ្នាំ	១៨៨.០៥៧.០៦៧	៧៦៦.១៤៤.៤៩១	១៧៣.៧៧២.៣៦០	៧០២.៩០៩.១៩៦
លើស១ឆ្នាំ និងមិនលើស៣ឆ្នាំ	៨៨.៩៩៣.៨៦៧	៣៦២.៥៦១.០១៤	៧៥.១៥៥.០១៣	៣០៤.០០២.០២៨
លើស៣ឆ្នាំ និងមិនលើស៥ឆ្នាំ	១៩០.២៩០.៨១៤	៧៧៥.២៤៤.៧៧៦	១៧៥.១២៧.០៤១	៧០៨.៣៨៨.៨៨១
លើស៥ឆ្នាំ	៤៥៦.៩៤១.២២៦	១.៨៦១.៥៧៨.៥៥៥	៤២៦.៥៩២.៦៤៣	១.៧២៥.៥៦៧.២៤០
ឥណទានផុលសរុប	៩២៤.២៨២.៩៧៤	៣.៧៦៥.៥២៨.៨៣៦	៨៥០.៦៤៧.០៥៧	៣.៤៤០.៨៦៧.៣៤៥

(ង) វិភាគតាមហានិភ័យឥណទាន

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យធម្មតា	៨៦៩.២៨៧.៤០១	៣.៥៤១.៤៧៦.៨៧២	៧៩០.៤៨៥.៧៥៨	៣.១៩៧.៥១៤.៨៩១
ហានិភ័យធំ	៥៤.៩៩៥.៥៧៣	២២៤.០៥១.៩៦៤	៦០.១៦១.២៩៩	២៤៣.៣៥២.៤៥៤
ឥណទានផុលសរុប	៩២៤.២៨២.៩៧៤	៣.៧៦៥.៥២៨.៨៣៦	៨៥០.៦៤៧.០៥៧	៣.៤៤០.៨៦៧.៣៤៥

ហានិភ័យធំត្រូវបានកំណត់និយមន័យ ដោយធនាគារកណ្តាលថាជាហានិភ័យឥណទានទូទៅ
ចំពោះអ្នកទទួលជាឯកត្តជនណាមួយ ដែលលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

(ច) វិភាគតាមទំនាក់ទំនង

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	២.៤៥២.៥៥៥	៩.៩៩១.៧០៩	១.៧៧៨.៤៦៨	៧.១៩៣.៩០៣
ភាគីមិនពាក់ព័ន្ធ	៩២១.៨៣០.៤១៩	៣.៧៥៥.៥៣៧.១២៧	៨៤៨.៨៦៨.៥៨៩	៣.៤៣៣.៦៧៣.៤៤២
តំណទានដុលសរុប	៩២៤.២៨២.៩៧៤	៣.៧៦៥.៥២៨.៨៣៦	៨៥០.៦៤៧.០៥៧	៣.៤៤០.៨៦៧.៣៤៥

(ឆ) វិភាគតាមនិវាសនដ្ឋាន

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសដ្ឋាន	៩២៤.២៨២.២៨៩	៣.៧៦៥.៥២៦.០៤៥	៨៥០.៦៤១.៩១៥	៣.៤៤០.៨៤៦.៥៤៦
អនិវាសដ្ឋាន	៦៨៥	២.៧៩១	៥.១៤២	២០.៧៩៩
តំណទានដុលសរុប	៩២៤.២៨២.៩៧៤	៣.៧៦៥.៥២៨.៨៣៦	៨៥០.៦៤៧.០៥៧	៣.៤៤០.៨៦៧.៣៤៥

(ជ) អត្រាការប្រាក់

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តំណទានរយៈពេលវែង	២,០០% - ១៨,០០%		២,០០% - ១៨,០០%	
តំណទានទិញគេហដ្ឋាន	៣,៥០% - ១២,០០%		៣,៥០% - ១១,០០%	
តំណទានវិបារប័ន	៥,៧៥% - ១០,០០%		៦,០០% - ១១,០០%	
សក្ខីបត្រតំណទានជំនឿទុកចិត្ត	៦,០០% - ១០,០០%		៦,០០% - ៨,០០%	
តំណទានដែលអាចប្រើឡើងវិញបាន	០,០០% - ៨,០០%		៦,៥០% - ៨,០០%	
តំណទានបុគ្គល	៩,០០% - ២៤,០០%		៨,០០% - ២៤,០០%	
តំណទានឃានយន្ត	៦,៥០% - ១៨,០០%		៦,៥០% - ១៨,០០%	
ប័ណ្ណតំណទាន	១៨,០០%		១៨,០០%	
តំណទានរយៈពេលខ្លី	៧,៥០% - ៨,៥០%		៧,៥០% - ៨,០០%	

៨. ប្រាក់តម្កល់តាមច្បាប់ នៅធនាគារកណ្តាល

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ទុនបម្រុងកាតព្វកិច្ច (i)	៧៣.៧០៩.៤២៥	៣០០.២៩២.១៩៧	៦៩.៧៣២.៦៦៧	២៨២.០៦៨.៦៣៨
រយៈពេលវែង				
ប្រាក់តម្កល់ធានា លើដើមទុន (ii)	៧.៥០០.០០០	៣០.៥៥៥.០០០	៧.៥០០.០០០	៣០.៣៣៧.៥០០
	៨១.២០៩.៤២៥	៣៣០.៨៤៧.១៩៧	៧៧.២៣២.៦៦៧	៣១២.៤០៦.១៣៨

(i) ទុនបម្រុងកាតព្វកិច្ច

យោងតាមប្រកាសលេខ៨៧-០២០-២៣០ប្រ.ក ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ទុនបម្រុងកាតព្វកិច្ចអប្បបរមា ត្រូវបានផ្លាស់ប្តូរមក ៧% សម្រាប់គ្រប់រូបិយប័ណ្ណ និងមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដែលអត្រាមុនការផ្លាស់ប្តូរគឺ ៨% សម្រាប់ប្រាក់រៀល និង១២,៥% សម្រាប់រូបិយប័ណ្ណផ្សេងៗ។ ទុនបម្រុងកាតព្វកិច្ច ពុំមានការប្រាក់ទេ។

(ii) ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសលេខ ៨៧-០១-១៣៦ប្រ.ក. ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ចេញដោយធនាគារកណ្តាល ស្តីពី «ប្រាក់តម្កល់ធានាលើដើមទុន» តម្រូវឲ្យធនាគារតម្កល់ប្រាក់ចំនួន ១០% នៃដើមទុនចុះបញ្ជីរបស់ធនាគារ ជាប្រាក់តម្កល់ធានាលើដើមទុន នៅធនាគារកណ្តាល។ ប្រាក់តម្កល់នេះមិនសម្រាប់ប្រើប្រាស់ ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ហើយនឹងត្រូវបង្វិលជូនធនាគារវិញនៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។

អត្រាការប្រាក់ប្រចាំឆ្នាំ

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់តម្កល់ធានា លើដើមទុន	0,0៤% - 0,0៦%		0,0៩% - 0,៤៨%	
ទុនបម្រុងកាតព្វកិច្ច	0%		0%	

៩. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មាន អំពីភតិសន្យា ដែលធនាគារជាភាគីអ្នកជួល។

ធនាគារជួលអគារមួយចំនួន សម្រាប់ធ្វើប្រតិបត្តិការជាភារិយាល័យកណ្តាល និងភារិយាល័យសាខា។ ជាទូទៅ កិច្ចសន្យាជួលត្រូវបានធ្វើឡើង សម្រាប់រយៈពេលកំណត់ចាប់ពី២ឆ្នាំ រហូតដល់១០ឆ្នាំ។ ភតិសន្យាទាំងនេះ មានរយៈពេលជួល ដែលបញ្ជាក់ពីការឡើងថ្លៃ និងសិទ្ធិបន្តកិច្ចសន្យាខុសៗគ្នា។ ចំពោះការបន្តកិច្ចសន្យាជាថ្មី លក្ខខណ្ឌនៃភតិសន្យា ទាំងនេះត្រូវបានចរចាឡើងវិញ។

(ក) ចំនួនទឹកប្រាក់ដែលបានកត់ត្រា នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (រយៈពេលវែង)				
អគារ	៦.៥១៦.៩៩៨	២៦.៥៥០.២៥០	៤.៩៦០.៣៥៧	២០.០៦៤.៦៤៤
	៦.៥១៦.៩៩៨	២៦.៥៥០.២៥០	៤.៩៦០.៣៥៧	២០.០៦៤.៦៤៤
បំណុលភតិសន្យា				
រយៈពេលខ្លី	១.៣៦៥.៣០១	៥.៥៦២.២៣៦	១.២៤៧.៣១៦	៥.០៤៥.៣៩៣
រយៈពេលវែង	៥.៦២២.៤៨១	២២.៩០៥.៩៨៨	៤.១៣៤.២៨៥	១៦.៧២៣.១៧១
	៦.៩៨៧.៧៨២	២៨.៤៦៨.២២៤	៥.៣៨១.៥៩៩	២១.៧៦៨.៥៦៤

ក្នុងអំឡុងឆ្នាំ ការបន្ថែមទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់ មានចំនួន ២.៩៥៩.៩១៧ (២០២០៖ សូន្យ)។

(ខ) ចំនួនទឹកប្រាក់ដែលបានកត់ត្រា នៅក្នុងរបាយការណ៍ចំណេញ-ខាត

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់				
អគារ	១.៣៩០.៨១១	៥.៦៥៧.៨១៩	១.៣២២.៦១៣	៥.៣៩២.២៩៣
ចំណាយរំលស់ (កំណត់សម្គាល់ ២៨)	១.៣៩០.៨១១	៥.៦៥៧.៨១៩	១.៣២២.៦១៣	៥.៣៩២.២៩៣
ចំណាយការប្រាក់ លើបំណុលភតិសន្យា				
អគារ	២២៤.៩៨៨	៩១៥.២៥១	២៣៦.៧៨៨	៩៦៥.៣៨៥
ចំណាយការប្រាក់ (កំណត់សម្គាល់ ២៤)	២២៤.៩៨៨	៩១៥.២៥១	២៣៦.៧៨៨	៩៦៥.៣៨៥
ចំណាយពាក់ព័ន្ធនឹងភតិសន្យារយៈពេលខ្លី (រួមបញ្ចូលក្នុងចំណាយប្រតិបត្តិការផ្សេងៗ) (កំណត់សម្គាល់ ២៩)	១៣៥.៩៩៦	៥៥៣.២៣២	២១២.៨៧៤	៨៦៧.៨៨៧
ចំណាយពាក់ព័ន្ធនឹងភតិសន្យាសរុប	១.៧៥១.៧៩៥	៧.១២៦.៣០២	១.៧៧២.២៧៥	៧.២២៥.៥៦៥

លំហូរសាច់ប្រាក់ចេញសរុប សម្រាប់ភតិសន្យាឆ្នាំ២០២១ មានចំនួន ១.៦៩៥.៤៨៣ដុល្លារអាមេរិក (២០២០៖ ១.៤៧៩.៥៦២ដុល្លារអាមេរិក)។

របាយការណ៍ហិរញ្ញវត្ថុ
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

១០. ទ្រព្យសម្បត្តិ និងបរិក្ខារ

រយៈពេលវែង	ការកែលម្អ ទ្រព្យចូល	បរិក្ខារ ការិយាល័យ	បរិក្ខារកុំព្យូទ័រ	យានយន្ត	ការងារ កំពុងដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២០						
ថ្លៃដើម	៥.៨៤២.៨៣៤	១.៤២៤.៦៦៣	២.៩៧៣.៨៤៦	១.១៩៣.០៦៤	១.០២៩.៩៨២	១២.៤៦៤.៣៨៩
រំលស់បង្គរ	(៤.៩៣៥.១៣៣)	(១.១១២.០៣១)	(២.៧៤៣.៤៧៦)	(៧២៦.៤៦៥)	-	(៩.៥២៧.១០៥)
តម្លៃចុះបញ្ជីសុទ្ធ	៩០៧.៧០១	៣១២.៦៣២	២៣០.៣៧០	៤៦៦.៥៩៩	១.០២៩.៩៨២	២.៩៤៧.២៨៤
គិតជាពាន់រៀល	៣.៦៩៨.៨៨២	១.២៧៣.៩៧៥	៩៣៨.៧៥៨	១.៩០១.៣៩១	៤.១៩៧.១៧៦	១២.០១០.១៨២
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៩០៧.៧០១	៣១២.៦៣២	២៣០.៣៧០	៤៦៦.៥៩៩	១.០២៩.៩៨២	២.៩៤៧.២៨៤
បន្ថែម	៤៦៦.៤៨១	១៩២.៨៩៩	៤៧៣.៦១៦	៩៦.៣០០	១.៤២២.២១៣	២.៦៥១.៥០៩
ផ្ទេរ	១.៣០៣.០៣០	-	-	-	(១.៣០៣.០៣០)	-
រំលស់	(៤៧៦.៥១៦)	(១០៨.០៤០)	(១៧៨.២៩៦)	(១៧៨.៨៣១)	-	(៩៤១.៦៨៣)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	២.២០០.៦៩៦	៣៩៧.៤៩១	៥២៥.៦៩០	៣៨៤.០៦៨	១.១៤៩.១៦៥	៤.៦៥៧.១១០
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០						
ថ្លៃដើម	៧.៦១២.៣៤៥	១.៦១៧.៥៦២	៣.៤៤៧.៤៦២	១.១៧២.៦២៩	១.១៤៩.១៦៥	១៤.៩៩៩.១៦៣
រំលស់បង្គរ	(៥.៤១១.៦៤៩)	(១.២២០.០៧១)	(២.៩២១.៧៧២)	(៧៨៨.៥៦១)	-	(១០.៣៦២.០៥៣)
តម្លៃចុះបញ្ជីសុទ្ធ	២.២០០.៦៩៦	៣៩៧.៤៩១	៥២៥.៦៩០	៣៨៤.០៦៨	១.១៤៩.១៦៥	៤.៦៥៧.១១០
គិតជាពាន់រៀល	៨.៩០១.៨១៥	១.៦០៧.៨៥១	២.១២៦.៤១៦	១.៥៥៣.៥៥៥	៤.៦៤៨.៣៧៣	១៨.៨៣៨.០១០
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១						
ថ្លៃដើម	៧.៦១២.៣៤៥	១.៦១៧.៥៦២	៣.៤៤៧.៤៦២	១.១៧២.៦២៩	១.១៤៩.១៦៥	១៤.៩៩៩.១៦៣
រំលស់បង្គរ	(៥.៤១១.៦៤៩)	(១.២២០.០៧១)	(២.៩២១.៧៧២)	(៧៨៨.៥៦១)	-	(១០.៣៦២.០៥៣)
តម្លៃចុះបញ្ជីសុទ្ធ	២.២០០.៦៩៦	៣៩៧.៤៩១	៥២៥.៦៩០	៣៨៤.០៦៨	១.១៤៩.១៦៥	៤.៦៥៧.១១០
គិតជាពាន់រៀល	៨.៩០១.៨១៥	១.៦០៧.៨៥១	២.១២៦.៤១៦	១.៥៥៣.៥៥៥	៤.៦៤៨.៣៧៣	១៨.៨៣៨.០១០
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	២.២០០.៦៩៦	៣៩៧.៤៩១	៥២៥.៦៩០	៣៨៤.០៦៨	១.១៤៩.១៦៥	៤.៦៥៧.១១០
បន្ថែម	៨.២២០	៩៩.៧៤៨	២.០៨៥	៩៤.៥០០	១.៥២២.២៩៨	១.៧២៦.៨៥១
ផ្ទេរ	-	១៨.២៩៨	៤៣០.២៧៩	-	(៤៤៨.៥៧៧)	-
ចាត់ថ្នាក់ឡើងវិញ	-	-	-	-	១៨១.៧៤៨	១៨១.៧៤៨
រំលស់	(៦៨៦.៦៨៧)	(១៣៨.៣៤៦)	(២៩៦.៥៨៣)	(១៥៦.១៣១)	-	(១.២៧៧.៧៤៧)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១.៥២២.២២៩	៣៧៧.១៩១	៦៦១.៤៧១	៣២២.៤៣៧	២.៤០៤.៦៣៤	៥.២៨៧.៩៦២
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១						
ថ្លៃដើម	៧.៦០៩.០៣៧	១.៧៣៥.៦០៨	៣.៨៧៩.៨២៦	១.២៦៧.១២៩	២.៤០៤.៦៣៤	១៦.៨៩៦.២៣៤
រំលស់បង្គរ	(៦.០៨៦.៨០៨)	(១.៣៥៨.៤១៧)	(៣.២១៨.៣៥៥)	(៩៤៤.៦៩២)	-	(១១.៦០៨.២៧២)
តម្លៃចុះបញ្ជីសុទ្ធ	១.៥២២.២២៩	៣៧៧.១៩១	៦៦១.៤៧១	៣២២.៤៣៧	២.៤០៤.៦៣៤	៥.២៨៧.៩៦២
គិតជាពាន់រៀល	៦.២០១.៥៦១	១.៥៣៦.៦៧៦	២.៦៩៤.៨៣៣	១.៣១៣.៦០៨	៩.៧៩៦.៤៧៩	២១.៥៤៣.១៥៧

១១. ទ្រព្យសកម្មអរូបី

រយៈពេលវែង	កម្មវិធីកុំព្យូទ័រ	ការងារកំពុងដំណើរការ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២០			
ថ្លៃដើម	៣.៦៣៦.៧៤៤	១.០៧៨.១១១	៤.៧១៤.៨៥៥
រំលស់បង្គរ	(៣.៣៣៨.៦២៨)	-	(៣.៣៣៨.៦២៨)
តម្លៃចុះបញ្ជីសុទ្ធ	២៩៨.១១៦	១.០៧៨.១១១	១.៣៧៦.២២៧
គិតជាពាន់រៀល	១.២១៤.៨២៣	៤.៣៩៣.៣០២	៥.៦០៨.១២៥
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	២៩៨.១១៦	១.០៧៨.១១១	១.៣៧៦.២២៧
បន្ថែម	១២៧.២៨៩	៥៦៧.៥៥៧	៦៩៤.៨៤៦
ផ្ទេរ	៣១៨.០២២	(៣១៨.០២២)	-
រំលស់	(១៦៦.៦០៤)	-	(១៦៦.៦០៤)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៥៧៦.៨២៣	១.៣២៧.៦៤៦	១.៩០៤.៤៦៩
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
ថ្លៃដើម	៤.០៨២.០៥៥	១.៣២៧.៦៤៦	៥.៤០៩.៧០១
រំលស់បង្គរ	(៣.៥០៥.២៣២)	-	(៣.៥០៥.២៣២)
តម្លៃចុះបញ្ជីសុទ្ធ	៥៧៦.៨២៣	១.៣២៧.៦៤៦	១.៩០៤.៤៦៩
គិតជាពាន់រៀល	២.៣៣៣.២៤៩	៥.៣៧០.៣២៨	៧.៧០៣.៥៧៧
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១			
ថ្លៃដើម	៤.០៨២.០៥៥	១.៣២៧.៦៤៦	៥.៤០៩.៧០១
រំលស់បង្គរ	(៣.៥០៥.២៣២)	-	(៣.៥០៥.២៣២)
តម្លៃចុះបញ្ជីសុទ្ធ	៥៧៦.៨២៣	១.៣២៧.៦៤៦	១.៩០៤.៤៦៩
គិតជាពាន់រៀល	២.៣៣៣.២៤៩	៥.៣៧០.៣២៨	៧.៧០៣.៥៧៧
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៥៧៦.៨២៣	១.៣២៧.៦៤៦	១.៩០៤.៤៦៩
បន្ថែម	-	៥៣៩.៦៩៤	៥៣៩.៦៩៤
ផ្ទេរ	២៥០.៤៩៦	(២៥០.៤៩៦)	-
ចាត់ថ្នាក់ឡើងវិញ	-	(១៨១.៧៤៨)	(១៨១.៧៤៨)
រំលស់	(២៥៩.៥០៣)	-	(២៥៩.៥០៣)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៥៦៧.៨១៦	១.៤៣៥.០៩៦	២.០០២.៩១២
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			
ថ្លៃដើម	៤.៣៣២.៥៥១	១.៤៣៥.០៩៦	៥.៧៦៧.៦៤៧
រំលស់បង្គរ	(៣.៧៦៤.៧៣៥)	-	(៣.៧៦៤.៧៣៥)
តម្លៃចុះបញ្ជីសុទ្ធ	៥៦៧.៨១៦	១.៤៣៥.០៩៦	២.០០២.៩១២
គិតជាពាន់រៀល	២.៣១៣.២៨២	៥.៨៤៦.៥៨១	៨.១៥៩.៨៦៣

របាយការណ៍ហិរញ្ញវត្ថុ
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

១២. ពន្ធពន្យារជាទ្រព្យសកម្ម

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធពន្យារជាទ្រព្យសកម្ម	៣.៨៤៤.៩៣៦	១៥.៦៦៤.២៦៩	៣.១៨៦.៥៩៧	១២.៨៨៩.៧៨៥
ពន្ធពន្យារជាបំណុល	(១.៣៦៦.៣៥០)	(៥.៥៦៦.៥១០)	(១.០៧៧.៤៣៩)	(៤.៣៥៨.២៤១)
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ – រយៈពេលវែង	២.៤៧៨.៥៨៦	១០.០៩៧.៧៥៩	២.១០៩.១៥៨	៨.៥៣១.៥៤៤

បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	២.១០៩.១៥៨	៨.៥៣១.៥៤៤	១.៩២៥.១០០	៧.៨៤៤.៧៨២
កត់ត្រាខាងខ្ទង់ឥណទាន ក្នុងចំណេញ-ខាត (កំណត់សម្គាល់ ៣០ (ខ))	៣៦៩.៤២៨	១.៥០២.៨៣៣	១៨៤.០៥៨	៧៥០.៤០៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៦៣.៣៨២	-	(៦៣.៦៤២)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	២.៤៧៨.៥៨៦	១០.០៩៧.៧៥៩	២.១០៩.១៥៨	៨.៥៣១.៥៤៤

(i) បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្ម

	ខាតពីការ ថយចុះតម្លៃ	កម្រៃឥណទាន មិនទាន់រំលស់	បំណុល ភកិសន្យា	ការទូទាត់ប្រាក់បំណាច់ អតីតភាពការងារ	មូលនិធិ សោធននិវត្តន៍	ការទូទាត់ផ្នែក តាមភាគហ៊ុន	រំលស់ពន្លឿន	បង្ករផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
២០២០									
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	២៣១.៨០១	៥៥៤.៣៨០	១.១២៧.២០២	២៧.៩៦៨	៣៨៧.១០៨	-	៦៦៨.០១៦	៦៩.៥១៣	៣.០៦៥.៩៨៨
កត់ត្រាខាងខ្ទង់ឥណទាន/(បន្ទុក) ក្នុងចំណេញ-ខាត	៣០៥.៥៦១	៣៤.៧១៨	(៥០.៨៨២)	-	(១៤៣.៤១៣)	-	(២៨.៣៧៥)	៣.០០០	១២០.៦០៩
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៥៣៧.៣៦២	៥៨៩.០៩៨	១.០៧៦.៣២០	២៧.៩៦៨	២៤៣.៦៩៥	-	៦៣៩.៦៤១	៧២.៥១៣	៣.១៨៦.៥៩៧
គិតជាពាន់រៀល	២.១៧៣.៦២៩	២.៣៨២.៩០១	៤.៣៥៣.៧១៥	១១៣.១៣១	៩៨៥.៧៤៦	-	២.៥៨៧.៣៨៨	២៩៣.៣១៥	១២.៨៨៩.៧៨៥
២០២១									
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	៥៣៧.៣៦២	៥៨៩.០៩៨	១.០៧៦.៣២០	២៧.៩៦៨	២៤៣.៦៩៥	-	៦៣៩.៦៤១	៧២.៥១៣	៣.១៨៦.៥៩៧
កត់ត្រាខាងខ្ទង់ឥណទាន/(បន្ទុក) ក្នុងចំណេញ-ខាត	៨៨.០៣៦	១៣១.៩៥៥	៣២១.២៣៦	(៥.០២៣)	៤១.៩៩៣	៤៤.០៦៣	៦០.៨៧៩	(២៤.៨០០)	៦៥៨.៣៣៩
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៦២៥.៣៩៨	៧២១.០៥៣	១.៣៩៧.៥៥៦	២២.៩៤៥	២៨៥.៦៨៨	៤៤.០៦៣	៧០០.៥២០	៤៧.៧១៣	៣.៨៤៤.៩៣៦
គិតជាពាន់រៀល	២.៥៤៧.៨៧១	២.៩៣៧.៥៧០	៥.៦៩៣.៦៤៣	៩៣.៤៧៨	១.១៦៣.៨៩៣	១៧៩.៥១៣	២.៨៥៣.៩១៨	១៩៤.៣៨៣	១៥.៦៦៤.២៦៩

(ii) បម្រែបម្រួលពន្ធពន្យារជាបំណុល

	ទ្រព្យសកម្ម ដែលមាន សិទ្ធិប្រើប្រាស់	ចំណេញពីការប្តូររូបិយប័ណ្ណ មិនទាន់កត់ត្រា-សុទ្ធ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
២០២០			
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	(១.០៥៨.៩២២)	(៨១.៩៦៦)	(១.១៤០.៨៨៨)
កត់ត្រាខាងខ្ទង់ឥណទាន/(បន្ទុក) ក្នុងចំណេញ-ខាត	៦៦.៨៥១	(៣.៤០២)	៦៣.៤៤៩
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	(៩៩២.០៧១)	(៨៥.៣៦៨)	(១.០៧៧.៤៣៩)
គិតជាពាន់រៀល	(៤.០១២.៩២៧)	(៣៤៥.៣១៤)	(៤.៣៥៨.២៤១)
២០២១			
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	(៩៩២.០៧១)	(៨៥.៣៦៨)	(១.០៧៧.៤៣៩)
កត់ត្រាខាងខ្ទង់ឥណទាន/(បន្ទុក) ក្នុងចំណេញ-ខាត	(៣១១.៣២៨)	២២.៤១៧	(២៨៨.៩១១)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	(១.៣០៣.៣៩៩)	(៦២.៩៥១)	(១.៣៦៦.៣៥០)
គិតជាពាន់រៀល	(៥.៣១០.០៤៨)	(២៥៦.៤៦២)	(៥.៥៦៦.៥១០)

១៣. ទ្រព្យសកម្មផ្សេងៗ

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បុរេប្រទានអត្ថប្រយោជន៍បុគ្គលិក	៣.៥៥៦.៤៣៥	១៤.៤៨៨.៩១៦	៣.១២២.៥៦៤	១២.៦៣០.៧៧១
ប្រាក់កក់	៧១៨.៥៩៧	២.៩២៧.៥៦៤	៦៧០.៥៤៥	២.៧១២.៣៥៥
ចំណាយបង់មុន	៥៧៩.៧៤៥	២.៣៦១.៨៨១	១០៥.៣៦១	៤២៦.១៨៥
ប្រតិបត្តិការរដ្ឋប្រាក់ ចូលមិនទាន់ទូទាត់	១០៣.១០៩	៤២០.០៦៦	៥៧.៨២២	២៣៣.៨៩០
ទឹកប្រាក់ក្រុមហ៊ុនមេផ្ទាល់ជំពាក់	៤០.០៦០	១៦៣.២០៤	៤៣.១៨២	១៧៤.៦៧១
ទឹកប្រាក់ភាគីពាក់ព័ន្ធធំពាក់	៣.១៥០	១២.៨៣៣	-	-
ផ្សេងៗ	៤៦.១០០	១៨៧.៨១៤	២០០.៦៣៨	៨១១.៥៨២
	៥.០៤៧.១៩៦	២០.៥៦២.២៧៨	៤.២០០.១១២	១៦.៩៨៩.៤៥៤
រយៈពេលខ្លី	៩២២.២៩០	៣.៧៥៧.៤០៩	៥៩២.៩៨៨	២.៣៩៨.៦៣៦
រយៈពេលវែង	៤.១២៤.៩០៦	១៦.៨០៤.៨៦៩	៣.៦០៧.១២៤	១៤.៥៩០.៨១៨
	៥.០៤៧.១៩៦	២០.៥៦២.២៧៨	៤.២០០.១១២	១៦.៩៨៩.៤៥៤

១៤. ប្រាក់បញ្ញើរបស់ធនាគារ

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើមានកាលកំណត់	១៦២.៦៥៨.៧៣៥	៦៦២.៦៧១.៦៨៦	១២៨.៥៤៣.៨៣២	៥១៩.៩៥៩.៨០០
គណនីចរន្ត	២.៨១១.៧១៥	១១.៤៥៤.៩២៧	៦.៩៥៧.៣៥០	២៨.១៤២.៤៨១
	១៦៥.៤៧០.៤៥០	៦៧៤.១២៦.៦១៣	១៣៥.៥០១.១៨២	៥៤៨.១០២.២៨១

(ក) វិភាគតាមកាលកំណត់

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	១៦៥.៤៧០.៤៥០	៦៧៤.១២៦.៦១៣	១៣៥.៥០១.១៨២	៥៤៨.១០២.២៨១
	១៦៥.៤៧០.៤៥០	៦៧៤.១២៦.៦១៣	១៣៥.៥០១.១៨២	៥៤៨.១០២.២៨១

(ខ) វិភាគតាមអត្រាការប្រាក់

	២០២១	២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់បញ្ញើមានកាលកំណត់	១,១០% - ៤,២០%	១,១០% - ៤,២០%
គណនីចរន្ត	០,០០% - ១,២០%	០,០០% - ១,២០%
គណនីសន្សំ	-	០,៥០%

(គ) វិភាគតាមនិវាសនដ្ឋាន

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រទេសកម្ពុជា	១០៥.៣១០.៤១៤	៤២៩.០៣៤.៦២៧	១១៥.៣៦៨.៩២៧	៤៦៦.៦៦៧.៣១០
បរទេស	៦០.១៦០.០៣៦	២៤៥.០៩១.៩៨៦	២០.១៣២.២៥៥	៨១.៤៣៤.៩៧១
	១៦៥.៤៧០.៤៥០	៦៧៤.១២៦.៦១៣	១៣៥.៥០១.១៨២	៥៤៨.១០២.២៨១

(ឃ) វិភាគតាមទំនាក់ទំនង

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	៦០.១៦០.០៣៦	២៤៥.០៩១.៩៨៧	២០.១២០.០០២	៨១.៣៨៥.៤០៨
ភាគីមិនពាក់ព័ន្ធ	១០៥.៣១០.៤១៤	៤២៩.០៣៤.៦២៦	១១៥.៣៨១.១៨០	៤៦៦.៧១៦.៨៧៣
	១៦៥.៤៧០.៤៥០	៦៧៤.១២៦.៦១៣	១៣៥.៥០១.១៨២	៥៤៨.១០២.២៨១

១៥. ប្រាក់បញ្ញើរបស់អតិថិជន

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើមានកាលកំណត់	៤៦១.៥៧៧.០៨៧	១.៨៨០.៤៦៥.០៥២	៤៧០.៨៧៦.៣៣៨	១.៩០៤.៦៩៤.៧៨៨
គណនីចរន្ត	៤១៦.២២៧.១៩៧	១.៦៩៥.៧០៩.៦០១	៣៧០.៧១២.៦៧១	១.៤៩៩.៥៣២.៧៥៤
គណនីសន្សំ	៥៣.៥៩៩.៤៦៥	២១៨.៣៦៤.២២០	៥៤.៣០៩.៨៤៩	២១៩.៦៨៣.៣៣៩
	៩៣១.៤០៣.៧៤៩	៣.៧៩៤.៥៣៨.៨៧៣	៨៩៥.៨៩៨.៨៥៨	៣.៦២៣.៩១០.៨៨១

របាយការណ៍ហិរញ្ញវត្ថុ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(ក) វិភាគតាមកាលកំណត់

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៩៣១.៤០៣.៧៤៩	៣.៧៩៤.៥៣៨.៨៧៣	៨៩៥.៨៩៨.៨៥៨	៣.៦២៣.៩១០.៨៨១
	៩៣១.៤០៣.៧៤៩	៣.៧៩៤.៥៣៨.៨៧៣	៨៩៥.៨៩៨.៨៥៨	៣.៦២៣.៩១០.៨៨១

(ខ) វិភាគតាមអត្រាការប្រាក់

២០២១		២០២០	
ប្រាក់បញ្ញើមានកាលកំណត់	០,១៨% ទៅ ៦,៤០%	១,០០% ទៅ ៦,៤០%	
គណនីចរន្ត	០,០០% ទៅ ៤,០០%	០,០០% ទៅ ២,០០%	
គណនីសន្សំ	០,០០% ទៅ ១,៦៨%	០,០០% ទៅ ១,៦៨%	

(គ) វិភាគតាមនិវាសនដ្ឋាន

		២០២១		២០២០	
		ពាន់រៀល		ពាន់រៀល	
ប្រទេសកម្ពុជា	៨៨០.២៥២.៣៦១	៣.៥៨៦.១៤៨.១១៨	៨៥៤.០៥០.៨៥៥	៣.៤៥៤.៦៣៥.៧០៩	
បរទេស	៥១.១៥១.៣៨៨	២០៨.៣៩០.៧៥៥	៤១.៨៤៨.០០៣	១៦៩.២៧៥.១៧២	
	៩៣១.៤០៣.៧៤៩	៣.៧៩៤.៥៣៨.៨៧៣	៨៩៥.៨៩៨.៨៥៨	៣.៦២៣.៩១០.៨៨១	

(ឃ) វិភាគតាមទំនាក់ទំនង

		២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	
ភាគីពាក់ព័ន្ធ	៨០៣.៦៦៥	៣.២៧៤.១៣១	១.០១២.១៣៥	៤.០៩៤.០៨៦	
ភាគីមិនពាក់ព័ន្ធ	៩៣០.៦០០.០៨៤	៣.៧៩១.២៦៤.៧៥៥	៨៩៤.៨៨៦.៧២៣	៣.៦១៩.៨១៦.៧៩៥	
	៩៣១.៤០៣.៧៤៩	៣.៧៩៤.៥៣៨.៨៨៦	៨៩៥.៨៩៨.៨៥៨	៣.៦២៣.៩១០.៨៨១	

១៦. ប្រាក់កម្ចី

		២០២១	២០២០		
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី					
ប្រតិបត្តិការផ្តល់សន្ទនីយភាព ដោយមានការធានា (LPCO) (i)		២៥.០៣៦.១០៣	១០១.៩៩៧.០៨៤	៦៣.៥៦៧.៧៤៥	២៥៧.១៣១.៥២៩
គណនាតូច និងមធ្យម (ii)		២៦៤.៩៩០	១.០៧៩.៤០៦	១៤១.៧១៨	៥៧៣.២៤៩
		២៥.៣០១.០៩៣	១០៣.០៧៦.៤៩០	៦៣.៧០៩.៤៦៣	២៥៧.៧០៤.៧៧៨
រយៈពេលវែង					
គណនាតូច និងមធ្យម (ii)		៨៤០.៤៦៨	៣.៤២៤.០៦៧	៥៤៣.៨៦៥	២.១៩៩.៩៣៤
ប្រាក់កម្ចីសរុប		២៦.១៤១.៥៦១	១០៦.៥០០.៥៥៧	៦៤.២៥៣.៣២៨	២៥៩.៩០៤.៧១២

ធនាគារបានទទួលប្រាក់កម្ចី ពីធនាគារជាតិ នៃកម្ពុជា ក្នុងទម្រង់ជាប្រតិបត្តិការផ្តល់សន្ទនីយភាព ដោយមានការធានា (LPCO) ដែលមានរយៈពេលកំណត់តិចជាង ១២ខែ។ ធនាគារបានប្រើប្រាស់ មូលបត្រអាចជួញដូរបានជាទ្រព្យបញ្ចាំ (កំណត់សម្គាល់ ៥)។

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ធនាគារបានចុះកិច្ចព្រមព្រៀងប្រាក់កម្ចី ជាមួយធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ហៅកាត់ថា «SME Bank»)។ ប្រាក់កម្ចីមានអត្រា ការប្រាក់ ក្នុងចន្លោះពី ២,០០% ទៅ ៣,០០% ក្នុងមួយឆ្នាំ (២០២០៖ ២% ក្នុងមួយឆ្នាំ) និងត្រូវបង់ ក្នុងរយៈពេល៧ឆ្នាំ ហើយត្រូវទូទាត់សងប្រចាំខែ ទាំងការប្រាក់ និងប្រាក់ដើម។

		២០២១		២០២០	
		ពាន់រៀល		ពាន់រៀល	
ចំនួនប្រាក់ដើម	២៥.១៦០.៤០១	១០២.៥០៣.៤៧៤	៦៣.១៨២.៤៩៣	២៥៥.៥៧៣.១៨៤	
ការប្រាក់ត្រូវបង់	៩៨១.១២០	៣.៩៩៧.០៨៣	១.០៧០.៨៣៥	៤.៣៣១.៥២៨	
	២៦.១៤១.៥២១	១០៦.៥០០.៥៥៧	៦៤.២៥៣.៣២៨	២៥៩.៩០៤.៧១២	

បម្រែបម្រួលបំណុល ដែលកើតមកពីសកម្មភាពហិរញ្ញប្បទាន – ប្រាក់កម្ចី

		២០២១	២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំនួនប្រាក់ដើម				
នៅថ្ងៃទី០១ ខែមករា	៦៣.១៨២.៤៩៣	២៥៥.៥៧៣.១៨៤	៧៣.៨៦៥.០៣១	៣០១.០០០.០០១
បន្ថែម	៥៧.៨៥៦.៣០៣	២៣៥.៣៥៩.៤៤១	១៧០.៣៥១.៨១១	៦៩៤.៥២៤.៣៣៣
ការទូទាត់សង	(៩៥.៤៨៩.៥៦៥)	(៣៨៨.៤៥១.៥៥០)	(១៨១.០៣៤.៣៤៩)	(៧៣៨.០៧៧.០៤១)
ការប្តូររូបិយប័ណ្ណ	(៣៨៨.៨៣០)	(១.៥៨១.៧៦០)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១.៦០៤.១៥៩	-	(១.៨៧៤.១០៩)
នៅថ្ងៃទី៣១ ខែធ្នូ	២៥.១៦០.៤០១	១០២.៥០៣.៤៧៤	៦៣.១៨២.៤៩៣	២៥៥.៥៧៣.១៨៤
ការប្រាក់ត្រូវសង				
នៅថ្ងៃទី០១ ខែមករា	១.០៧០.៨៣៥	៤.៣៣១.៥២៨	៦១២.៤២៩	២.៤៩៥.៦៤៩
កាត់ត្រាជាបន្ទុកក្នុងឆ្នាំ	២.៣៦០.២៤៩	៩.៦០១.៤៩៣	២.៧៣៨.៨៥៥	១១.១៦៦.៣១២
ការទូទាត់ការប្រាក់	(២.៤៤៨.០៣២)	(៩.៩៨៨.៥៥៤)	(២.២៨០.៤៤៩)	(៩.២៩៧.៣៩១)
ការប្តូររូបិយប័ណ្ណ	(១.៩៣២)	(៧.៨៥៩)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៣០.៥១៥	-	(៣៣.០៤២)
នៅថ្ងៃទី៣១ ខែធ្នូ	៩៨១.១២០	៣.៩៩៧.០៨៣	១.០៧០.៨៣៥	៤.៣៣១.៥២៨

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់កម្ចី មានដូចខាងក្រោម៖

២០២១		២០២០	
ប្រតិបត្តិការផ្តល់សន្ទនីយភាព ដោយមានការធានា	២,១០% - ៦,០០%	២,១០% - ៤,៥០%	
គណនីតូច និងមធ្យម	២,០០% - ៣,០០%	២,០០%	

១៧. អនុបំណុល

		២០២១		២០២០	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ក្រុមហ៊ុនមេផ្ទាល់</i> <i>(កំណត់សម្គាល់ ៣៤ (ង))</i>					
ចំនួនប្រាក់ដើម - រយៈពេលវែង	៤៧.០០០.០០០	១៩១.៤៧៨.០០០	៤៧.០០០.០០០	១៩០.១១៥.០០០	
ការប្រាក់ត្រូវបង់ - រយៈពេលខ្លី	៤០៥.៥៩២	១.៦៥២.៣៨២	៤១១.០០០	១.៦៦២.៤៩៥	
អនុបំណុលសរុប	៤៧.៤០៥.៥៩២	១៩៣.១៣០.៣៨២	៤៧.៤១១.០០០	១៩១.៧៧៧.៤៩៥	

ធនាគារបានចុះហត្ថលេខា លើកិច្ចសន្យាអនុបំណុល ជាមួយ CIMB Bank Berhad ដែលជាភាគទុនិក។ អនុបំណុលនីមួយៗ មានកាលកំណត់រយៈពេល១០ឆ្នាំ។ អនុបំណុលនេះនឹងត្រូវសងវិញនៅកាលបរិច្ឆេទផុតកំណត់ និងមានអត្រាការប្រាក់ ក្នុងចន្លោះពី ២,៧៤% ទៅ ៤,៥០% ក្នុងមួយឆ្នាំ (២០២០៖ ៣,០០% ទៅ ៤,៥០% ក្នុងមួយឆ្នាំ)។ ការប្រាក់ត្រូវបង់រៀងរាល់ ៦ខែម្តង។ អនុបំណុលនេះត្រូវបានអនុម័តដោយធនាគារជាតិ នៃកម្ពុជា ក្នុងគោលបំណងសម្រាប់គណនាដើមទុនថ្នាក់ទី២។

បម្រែបម្រួលបំណុល ដែលកើតមកពីសកម្មភាពហិរញ្ញប្បទាន – អនុបំណុល

		២០២១		២០២០	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ចំនួនប្រាក់ដើម</i>					
នៅថ្ងៃទី០១ ខែមករា	៤៧.០០០.០០០	១៩០.១១៥.០០០	៣៧.០០០.០០០	១៩០.៧៧៥.០០០	
បន្ថែម	៧.០០០.០០០	២៨.៤៧៦.០០០	១០.០០០.០០០	៤០.៧៧០.០០០	
ការទូទាត់សង	(៧.០០០.០០០)	(២៨.៤៧៦.០០០)	-	-	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១.៣៦៣.០០០	-	(១.៤៣០.០០០)	
នៅថ្ងៃទី៣១ ខែធ្នូ	៤៧.០០០.០០០	១៩១.៤៧៨.០០០	៤៧.០០០.០០០	១៩០.១១៥.០០០	
<i>ការប្រាក់ត្រូវសង</i>					
នៅថ្ងៃទី០១ ខែមករា	៤១១.០០០	១.៦៦២.៤៩៥	៣១៦.៤៧៩	១.២៨៩.៦៥២	
កាត់ត្រាជាបន្តក្នុងឆ្នាំ	១.៨២៤.៥៩២	៧.៤២២.៤៤០	១.៧៥៧.៦៥៥	៧.១៦៥.៩៥៩	
ពន្ធកាត់ទុកលើចំណាយការប្រាក់	(១៨២.៤៥៩)	(៧៤២.២៤៣)	(១៩៦.៩៣២)	(៨០២.៨៩២)	
ការទូទាត់ការប្រាក់	(១.៦៤៧.៥៤១)	(៦.៧០២.១៩៧)	(១.៤៦៦.២០២)	(៥.៩៧៧.៧០៦)	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១១.៨៨៧	-	(១២.៥១៨)	
នៅថ្ងៃទី៣១ ខែធ្នូ	៤០៥.៥៩២	១.៦៥២.៣៨២	៤១១.០០០	១.៦៦២.៤៩៥	

១៨. អត្ថប្រយោជន៍បុគ្គលិក

		២០២១		២០២០	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រយៈពេលវែង</i>					
មូលនិធិសោធននិវត្តន៍	២.៨៥៦.៨៨០	១១.៦៣៨.៩២៩	២.៤៣៦.៩៤៩	៩.៨៥៧.៤៥៩	
ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ	១១៤.៧២៥	៤៦៧.៣៩០	១៣៩.៨៣៨	៥៦៥.៦៤៤	
	២.៩៧១.៦០៥	១២.១០៦.៣១៩	២.៥៧៦.៧៨៧	១០.៤២៣.១០៣	

អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ - មូលនិធិសោធននិវត្តន៍

		២០២១		២០២០	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រយៈពេលវែង</i>					
នាដើមឆ្នាំ	២.៤៣៦.៩៤៩	៩.៨៥៧.៤៥៩	១.៩៣៥.៥៤១	៧.៨៨៧.៣៣០	
បន្ថែមក្នុងឆ្នាំ៖					
- បដិភាគរបស់ធនាគារ	៣៣២.០០៣	១.៣៥០.៥៨៨	៣១៣.០១១	១.២៧៦.១៤៦	
- បដិភាគរបស់បុគ្គលិក	៣៣៩.៧៥៣	១.៣៨២.១១៥	៣១៣.០១១	១.២៧៦.១៤៦	
- ការប្រាក់	១០៣.៧៧០	៤២២.១៣៦	៨៦.៩២២	៣៥៤.៣៨១	
មូលនិធិសោធននិវត្តន៍បានទូទាត់	(៣០៦.៩៩៥)	(១.២៤៨.៨៥៦)	(២០៣.៩៧៣)	(៨៣១.៥៩៨)	
និយ័តកម្ម	(៤៨.៦០០)	(១៩៧.៧០៥)	(៧.៥៦៣)	(៣០.៨៣៤)	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៧៣.១៩២	-	(៧៤.១១២)	
នាដំណាច់ឆ្នាំ	២.៨៥៦.៨៨០	១១.៦៣៨.៩២៩	២.៤៣៦.៩៤៩	៩.៨៥៧.៤៥៩	

អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

		២០២១		២០២០	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រយៈពេលវែង</i>					
នាដើមឆ្នាំ	១៣៩.៨៣៨	៥៦៥.៦៤៤	១៣៩.៨៣៨	៥៦៩.៨៣៩	
ប្រាក់បំណាច់អតីតភាពការងារបានបង់	(២៥.១១៣)	(១០២.១៦០)	-	-	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៣.៩០៦	-	(៤.១៩៥)	
នាដំណាច់ឆ្នាំ	១១៤.៧២៥	៤៦៧.៣៩០	១៣៩.៨៣៨	៥៦៥.៦៤៤	

១៩. បំណុលផ្សេងៗ

		២០២១		២០២០	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មូលប្បទានបត្ររបស់ធនាគារ និងគណនីត្រូវទទួលផ្សេងៗ		៦.២៨៨.៦២៥	២៥.៦១៩.៨៨៨	៥.៨២៤.៨៤១	២៣.៥៦១.៤៨២
ប្រតិបត្តិការផ្ទេរប្រាក់ចេញដែលមិនទាន់ទូទាត់	៤.៤៧៣.៩៥៨	១៨.២២៦.៩០៥	៣.៩២៩.៦៣៤	១៥.៨៩៥.៣៧០	
បង្គរប្រាក់រង្វាន់ត្រូវបង់	២.៣០៧.៥៥០	៩.៤០០.៩៥៩	២.១២៨.៩៣៧	៨.៦១១.៥៥០	
ទឹកប្រាក់ជំពាក់អ្នកផ្គត់ផ្គង់	១.៦០៣.៧៧៣	៦.៥៣៣.៧៧១	១.៧៣៩.១៧៧	៧.០៣៤.៩៧១	
បង្គរច្បាប់ឈប់សម្រាកប្រចាំឆ្នាំ	១៩០.៥៦៤	៧៧៦.៣៥៨	១៩០.៥៦៤	៧៧០.៨៣១	
បង្គរពន្ធត្រូវបង់	១៨៥.៥៦២	៧៥៥.៩៨០	១៩២.០៩៣	៧៧៧.០១៦	
ការខាតពីការថយចុះតម្លៃ សម្រាប់ ECL លើកិច្ចសន្យាផ្តល់ ឥណទាន និងកិច្ចសន្យាធានា ផ្នែកហិរញ្ញវត្ថុផ្សេងៗ	១២៣.៨២១	៥០៤.៤៤៧	៦៥.៦១១	២៦៥.៣៩៦	
	២.៦២៥.២៣១	១០.៦៩៥.១៩០	២.០៤៦.៩៦២	៨.២៧៩.៩៦២	
	១៧.៧៩៩.០៨៤	៧២.៥១៣.៤៦៨	១៦.១១៧.៨១៩	៦៥.១៩៦.៥៧៨	

របាយការណ៍ហិរញ្ញវត្ថុ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	១៧.៥៦០.៥២០	៧១.៥៤១.៥៥៨	១៥.៧៥៥.២៥៥	៦៣.៧៣០.០០៦
រយៈពេលវែង	២៣៨.៥៦៤	៩៧១.៩១០	៣៦២.៥៦៤	១.៤៦៦.៥៧២
ចំណូលផ្សេងៗសរុប	១៧.៧៩៩.០៨៤	៧២.៥១៣.៤៦៨	១៦.១១៧.៨១៩	៦៥.១៩៦.៥៧៨

សំវិធានធនសម្រាប់ ECL លើកិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមឆ្នាំ	៦៥.៦១១	២៦៥.៣៩៦	១៦១.៣៩៤	៦៥៧.៦៨១
កត់ត្រាជាបន្តក/(ឥណទាន) ក្នុងចំណេញ-ខាត	៥៨.២១០	២៣៦.៧៩៨	(៩៥.៧៨៣)	(៣៩០.៥០៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២.២៥៣	-	(១.៧៧៨)
នាដំណាច់ឆ្នាំ	១២៣.៨២១	៥០៤.៤៤៧	៦៥.៦១១	២៦៥.៣៩៦

២០. ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើមទុនចុះបញ្ជីរបស់ធនាគារមានចំនួន ៧៥លានភាគហ៊ុន (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ៖ ៧៥លានភាគហ៊ុន) ដែលមានតម្លៃប្រាក់ ១ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ ភាគហ៊ុនដែលបានអនុម័តទាំងអស់ ត្រូវបានបង់ប្រាក់រួចរាល់ទាំងស្រុង។

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បានចេញផ្សាយ និង បានបង់ប្រាក់រួច៖				
នាដើមឆ្នាំ	៧៥.០០០.០០០	៣០៣.៣៧៥.០០០	៧៥.០០០.០០០	៣០៥.៦២៥.០០០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២.១៧៥.០០០	-	(២.២៥០.០០០)
នាដំណាច់ឆ្នាំ	៧៥.០០០.០០០	៣០៥.៥៥០.០០០	៧៥.០០០.០០០	៣០៣.៣៧៥.០០០

២១. ទុនបម្រុងសម្រាប់ការទូទាត់ផ្នែកតាមភាគហ៊ុន

CIMB Group Holdings Berhad (ហៅកាត់ថា «CIMBGH») បានបង្កើតផែនការលើកទឹកចិត្ត រយៈពេលវែង («LTIP») ចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២១ ដែលរួមមានផែនការជម្រើសភាគហ៊ុន របស់បុគ្គលិក (ESOS) និងផែនការអំណោយភាគហ៊ុន (SGP)។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ទុនបម្រុងសម្រាប់ការទូទាត់ ផ្នែកតាមភាគហ៊ុន សម្រាប់ផែនការទាំងពីរនេះ មានដូចខាងក្រោម៖

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ផែនការអំណោយភាគហ៊ុន (SGP) (ក)	១១១.៤៣៤	៤៥៣.៩៨២	-	-
ផែនការជម្រើសភាគហ៊ុនរបស់ បុគ្គលិក (ESOS) (ខ)	១០៨.៨៨១	៤៤៣.៥៨១	-	-
	២២០.៣១៥	៨៩៧.៥៦៣	-	-

ក. ផែនការអំណោយភាគហ៊ុន (SGP)

ផែនការ SGP ត្រូវបានបង្កើតឡើង ក្នុងខែមិថុនា ឆ្នាំ២០២១ ដោយ CIMB Group Holdings Berhad ដែល CIMB Group បានផ្តល់ភាគហ៊ុនធម្មតារបស់ CIMB Group ឲ្យបុគ្គលិករបស់ធនាគារ ដែលមានសិទ្ធិទទួល។ យោងតាមផែនការ SGP ការផ្តល់អត្ថប្រយោជន៍នេះ លក្ខខណ្ឌចម្បងគឺតម្រូវឲ្យបុគ្គលិកបម្រើការងារឲ្យធនាគារ ក្នុងរយៈពេលយូរ ដែលត្រូវបានកំណត់ដោយគណៈកម្មាធិការ LTIP។ អត្ថប្រយោជន៍ SGP ត្រូវបានប្រគល់ជាចំណែកតូចៗ ក្នុងរយៈពេលផ្តល់អត្ថប្រយោជន៍ ដែលចំណែកតូចៗនីមួយៗនោះ ត្រូវបានកត់ត្រាជាអំណោយដាច់ដោយឡែក ចំពោះការកត់ត្រាចំណាយ ក្នុងរយៈពេលនៃការផ្តល់អត្ថប្រយោជន៍។

កាលបរិច្ឆេទផ្តល់	កាលបរិច្ឆេទប្រគល់ អត្ថប្រយោជន៍	ចំនួនភាគហ៊ុន	តម្លៃសមស្រប នាកាលបរិច្ឆេទផ្តល់
០៩ មិថុនា ២០២១	៣១ មីនា ២០២៤	២៧១.០៥០	១,១២ ដុល្លារអាមេរិក
០៩ មិថុនា ២០២១	៣១ មីនា ២០២៥	២៧១.០៥០	១,១២ ដុល្លារអាមេរិក
សរុប		៥៤២.១០០	

	២០២១	២០២០
	ចំនួនភាគហ៊ុន	ចំនួនភាគហ៊ុន

ចំនួនភាគហ៊ុន – ផែនការអំណោយភាគហ៊ុន

មិនទាន់ទូទាត់ គិតត្រឹមថ្ងៃទី០១ ខែមករា	-	-
បានប្រគល់	៥៤២.១០០	-
មិនទាន់ទូទាត់ គិតត្រឹមដំណាច់ឆ្នាំហិរញ្ញវត្ថុ	៥៤២.១០០	-

បម្រែបម្រួលទុនបម្រុង សម្រាប់ SGP មានដូចខាងក្រោម៖

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទុនបម្រុងសម្រាប់ការទូទាត់ ផ្នែកតាម ភាគហ៊ុន នៅថ្ងៃទី០១ ខែមករា	-	-	-	-
ចំណាយក្នុងឆ្នាំ	១១១.៤៣៤	៤៥៣.៣១៤	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៦៦៨	-	-
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	១១១.៤៣៤	៤៥៣.៩៨២	-	-

ខ. ផែនការជម្រើសភាគហ៊ុនរបស់បុគ្គលិក (ESOS)

ផែនការ ESOS ត្រូវបានបង្កើតឡើង ក្នុងខែមិថុនា ឆ្នាំ២០២១ ដោយ CIMB Group ដែល CIMB Group បានផ្តល់ភាគហ៊ុនធម្មតារបស់ CIMB Group ឲ្យបុគ្គលិករបស់ធនាគារ ដែលមានសិទ្ធិត្រូវទទួល។ ផែនការ ESOS ត្រូវបានប្រគល់ជាចំណែកតូចៗ ក្នុងរយៈពេលផ្តល់អត្ថប្រយោជន៍ ដែលចំណែកតូចៗនីមួយៗនោះត្រូវបានកត់ត្រាជាអំណោយដាច់ដោយឡែក ចំពោះការកត់ត្រាចំណាយ ក្នុងរយៈពេលនៃការផ្តល់អត្ថប្រយោជន៍។

ជម្រើសអត្ថប្រយោជន៍ភាគហ៊ុននេះផុតកំណត់ ក្នុងរយៈពេល៧ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់នីមួយៗ ហើយជម្រើសអត្ថប្រយោជន៍ភាគហ៊ុននីមួយៗនេះ ប្រគល់សិទ្ធិឲ្យបុគ្គលិក ដែលមានសិទ្ធិត្រូវទទួលទិញភាគហ៊ុនធម្មតាចំនួនមួយភាគហ៊ុន។

របាយការណ៍ហិរញ្ញវត្ថុ
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		តម្លៃសមស្របនាការបរិច្ឆេទផ្តល់ (ដុល្លារអាមេរិក)
<i>ចំនួនភាគហ៊ុន – ផែនការជម្រើសភាគហ៊ុនរបស់បុគ្គលិក</i>		
មិនទាន់ទូទាត់ គិតត្រឹមថ្ងៃទី០១ ខែមករា	-	
បានប្រគល់	៥.៧៣៣.០០០	០,១១
មិនទាន់ទូទាត់ គិតត្រឹមដំណាច់ឆ្នាំហិរញ្ញវត្ថុ	៥.៧៣៣.០០០	

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		តម្លៃសមស្របនាការបរិច្ឆេទផ្តល់ (ដុល្លារអាមេរិក)
<i>ចំនួនភាគហ៊ុន – ផែនការជម្រើសភាគហ៊ុនរបស់បុគ្គលិក</i>		
មិនទាន់ទូទាត់ គិតត្រឹមថ្ងៃទី០១ ខែមករា	-	
បានប្រគល់	-	-
មិនទាន់ទូទាត់ គិតត្រឹមដំណាច់ឆ្នាំហិរញ្ញវត្ថុ	-	

បម្រែបម្រួលទុនបម្រុងសម្រាប់ ESOS មានដូចខាងក្រោម៖

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទុនបម្រុងសម្រាប់ការទូទាត់ ផ្អែកតាមភាគហ៊ុន នៅថ្ងៃទី០១ ខែមករា	-	-	-	-
ចំណាយក្នុងឆ្នាំ	១០៨.៨៨១	៤៤២.៩២៨	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៦៥៣	-	-
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	១០៨.៨៨១	៤៤៣.៥៨១	-	-

២២. ដើមទុនបម្រុង

យោងតាមប្រកាសលេខ ធ៧-០១០-១៨២ ប្រ.ក ស្តីពីមូលនិធិផ្ទាល់សុទ្ធ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ធនាគារបានផ្ទេរប្រាក់ចំណេញរក្សាទុករបស់ខ្លួនចំនួន ១៧.៥០០.០០០ដុល្លារអាមេរិក ទៅជាដើមទុនបម្រុង ដើម្បីស្របតាមកម្រិតកំណត់អតិបរមា ២០% នៃប្រាក់ចំណេញរក្សាទុក ធៀបនឹងដើមទុនថ្នាក់ទី១សរុប (ដើមទុនស្នូល) ។ ការផ្ទេរនេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ និងធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

២៣. ទុនបម្រុងតាមច្បាប់

ដូចបានបញ្ជាក់ក្នុងកំណត់សម្គាល់ ២.១៥ សំវិធានធនតាមច្បាប់បង្គរ ដែលអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារកណ្តាល គឺមានចំនួនខ្ពស់ជាងការខាតពីការថយចុះតម្លៃបង្គរ ដែលអនុលោមទៅតាម CIFRS 9 ដូចនេះចំនួនបន្ថែម «topping up» ត្រូវបានផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងតាមច្បាប់ និងត្រូវដាក់បង្ហាញក្រោមមូលធន។

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សំវិធានធនតាមច្បាប់ ផ្អែកតាមគោលការណ៍ណែនាំរបស់ធនាគារកណ្តាល	១៣.៧៦០.១២៥	៥៦.០៥៨.៧៤៩	១១.១៩៥.១៩៩	៤៥.២៨៤.៥៨០
សំវិធានធនសម្រាប់ការខាតតំណទានរំពឹងទុក ផ្អែកតាម CIFRS 9	(៤.៨១២.៤៥៧)	(១៩.៦០៥.៩៥០)	(៣.៦៨៥.៨៩៦)	(១៤.៩០៩.៤៤៩)
ទុនបម្រុងតាមច្បាប់បានផ្ទេរពីប្រាក់ចំណេញរក្សាទុក	៨.៩៤៧.៦៦៨	៣៦.៤៥២.៧៩៩	៧.៥០៩.៣០៣	៣០.៣៧៥.១៣១

បម្រែបម្រួលទុនបម្រុងតាមច្បាប់ មានដូចខាងក្រោម៖

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមឆ្នាំ	៧.៥០៩.៣០៣	៣០.៣៧៥.១៣១	៧.២៤៤.៩២៤	២៩.៥២៣.០៦៥
ការផ្ទេរបន្ថែមទៅទុនបម្រុងតាមច្បាប់ក្នុងឆ្នាំ	១.៤៣៨.៣៦៥	៥.៨៥១.២៦៩	២៦៤.៣៧៩	១.០៧៧.៨៧៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២២៦.៣៩៩	-	(២២៥.៨០៧)
នាដំណាច់ឆ្នាំ	៨.៩៤៧.៦៦៨	៣៦.៤៥២.៧៩៩	៧.៥០៩.៣០៣	៣០.៣៧៥.១៣១

របាយការណ៍ហិរញ្ញវត្ថុ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

២៤. ចំណូលការប្រាក់សុទ្ធ

		២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	
ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែង តាមថ្លៃដើមដករំលស់៖					
ឥណទាន និងបុរេប្រទាន	៦៣.៤០៧.១១០	២៥៧.៩៤០.១២៣	៥៧.៥៤៨.៦៨២	២៣៤.៦២៥.៩៧៦	
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល	១១៤.១៩៤	៤៦៤.៥៤១	៤៥៦.៣៦៥	១.៨៦០.៦០០	
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ					
- ធនាគារក្នុងប្រទេស	៤១៦.០១០	១.៦៩២.៣២៩	២៤៤.៤០០	៩៩៦.៤១៩	
- ធនាគារក្រៅប្រទេស	៥៣.៧៤៣	២១៨.៦២៧	១០៩.៨៤២	៤៤៧.៨២៦	
ចំណូលការប្រាក់សរុប	៦៣.៩៩១.០៥៧	២៦០.៣១៥.៦២០	៥៨.៣៥៩.២៨៩	២៣៧.៩៣០.៨២១	
ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុវាស់វែង តាមថ្លៃដើមដករំលស់៖					
ប្រាក់បញ្ញើមានកាលកំណត់	១៦.៣៩៤.១៣៨	៦៦.៦៩១.៣៥៤	១៣.៤២៩.២៣០	៥៤.៧៥០.៩៧១	
គណនីចរន្ត	២.៥២៣.៧៦៧	១០.២៦៦.៦៨៤	២.២៦៤.៤៦០	៩.២៣២.២០៣	
គណនីសន្សំ	២៨៧.២១០	១.១៦៨.៣៧០	៣៤៧.២១១	១.៤១៥.៥៧៩	
ប្រាក់កម្ចី	២.៣៦៣.១១១	៩.៦១៣.១៣៦	៣.០៣៩.៧០២	១២.៣៩២.៨៦៥	
អនុបំណុល	២.០០៧.៩០២	៨.១៦៨.១៤៥	១.៩៥៤.៦០៨	៧.៩៦៨.៩៣៧	
បំណុលកតិសន្យា	២២៤.៩៨៨	៩១៥.២៥១	២៣៦.៧៨៨	៩៦៥.៣៨៥	
មូលនិធិសោធននិវត្តន៍បុគ្គលិក	១០៣.៧៧០	៤២២.១៣៦	៨៦.៩២២	៣៥៤.៣៨១	
ចំណាយការប្រាក់សរុប	២៣.៩០៤.៨៨៦	៩៧.២៤៥.០៧៦	២១.៣៥៨.៩២១	៨៧.០៨០.៣២១	
ចំណូលការប្រាក់សុទ្ធ	៤០.០៨៦.១៧១	១៦៣.០៧០.៥៤៤	៣៧.០០០.៣៦៨	១៥០.៨៥០.៥០០	

២៥. ចំណូលកម្រៃជើងសាសុទ្ធ

		២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	
ចំណូលកម្រៃជើងសា៖					
កម្រៃពីសេវាផ្ទេរប្រាក់	៣.០៨១.៦៣៦	១២.៥៣៦.០៩៥	៣.០៦៧.៨៣៦	១២.៥០៧.៥៦៧	
កម្រៃហិរញ្ញប្បទានពាណិជ្ជកម្ម	១.៨២៩.៣៧៦	៧.៤៤១.៩០២	១.៦៨៣.៧៤១	៦.៨៦៤.៦១២	
កម្រៃពីការសងឥណទានមុនកាលកំណត់	៩៥៤.៤០៤	៣.៨៨២.៥១៥	៤៨៤.៨២៦	១.៩៧៦.៦៣៦	
កម្រៃដំណើរការឥណទាន	៦៥២.៧៨៥	២.៦៥៥.៥២៩	៦០២.៦៣០	២.៤៥៦.៩២៣	
កម្រៃ និងសេវាឥណទានផ្សេងៗ	៣២១.៦៩៧	១.៣០៨.៦៦៣	២៩៨.៣៣៣	១.២១៦.៣០៤	
កម្រៃសម្រាប់ទូរលេខ ទូរសារ និងទូរស័ព្ទ	២៧៥.៧០៥	១.១២១.៥៦៨	៣០៩.៦៩៦	១.២៦២.៤៦៨	
កម្រៃសេវាផ្សេងៗ	១២៦.៨០៥	៥១៥.៨៨៣	១៤៤.៧៨៧	៥៩០.២៩៧	
កម្រៃប្រចាំឆ្នាំលើប័ណ្ណ ATM និងប័ណ្ណឥណទានបុរេប្រទាន និងកម្រៃផាកពិន័យចំពោះការទូទាត់សងយឺតយ៉ាវ	១២១.០១៣	៤៩២.២៨១	១៣៣.៩០៣	៥៤៥.៩២៣	
កម្រៃរដ្ឋបាល	៥៦.៣៤៧	២២៩.២២០	៥៩.៦៥៩	២៤៣.២៣០	
ចំណាយផ្សេងៗ	៣២៣.៤១៧	១.៣១៥.៦៦១	៣៣៦.៣១៨	១.៣៧១.១៦៦	
ចំណូលកម្រៃជើងសាសរុប	៧.៧៤៣.១៨៥	៣១.៤៩៩.២៧៧	៧.១២១.៦៨៩	២៩.០៣៥.១២៦	
ចំណាយកម្រៃជើងសា	(២.៤៦៨.៩០៩)	(១០.០៤៣.៥២២)	(១.០៤៤.០០០)	(៤.២៥៦.៣៨៨)	
ចំណូលកម្រៃជើងសាសុទ្ធ	៥.២៧៤.២៧៦	២១.៤៥៥.៧៥៥	៦.០៧៧.៦៨៩	២៤.៧៧៨.៧៣៨	

២៦. ខាតបណ្តាលមកពីការថយចុះតម្លៃឥណទាន

		២០២១		២០២០	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតឥណទានរំពឹងទុក (ECL)៖					
ឥណទាន និងបុរេប្រទាន	១.១២២.២៥៣	៤.៥៦៥.៣២៥	១.៦៨៥.៥០៥	៦.៨៧១.៨០៤	
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ	១៣.៧៤៧	៥៥.៩២៣	៩.៩៩២	៣៩.១០៧	
កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានា ផ្នែកហិរញ្ញវត្ថុ	៥៨.២១៨	២៣៦.៨៣១	(៩៥.៧៩២)	(៣៩០.៥៤៥)	
	១.១៩៤.២១៨	៤.៨៥៨.០៧៩	១.៥៩៩.៣០៥	៦.៥២០.៣៦៦	

២៧ ចំណាយបុគ្គលិក

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងប្រាក់ម៉ោង	៦.៨២៥.៧១៧	២៧.៧៦៧.០១៧	៦.៤៩៧.២៤៣	២៦.៤៨៩.២៦០
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្ត	២.៣០៧.៥៥០	៩.៣៨៧.១១៣	១.៩៨៥.៦១២	៨.០៩៥.៣៤០
ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ	៥០២.១៩៨	២.០៤២.៩៤១	៤៩៦.៤១៩	២.០២៣.៩០០
អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	៤១៥.៨១២	១.៦៩១.៥២៣	២១១.៦៥៣	៨៦២.៩០៩
ចំណាយមូលនិធិសោធននិវត្តន៍បុគ្គលិក	៣១៩.៦៦០	១.៣០០.៣៧៧	២៨៧.៦៤៥	១.១៧២.៧២៩
ប្រាក់បន្ថែម	២៥៥.៧២២	១.០៤០.២៧៧	២៤៩.៧៧៦	១.០១៥.៣៣៧
អត្ថប្រយោជន៍ឥណទានបុគ្គលិក	១៩២.៧១៥	៧៨៣.៩៦៥	១៦២.៥៩០	៦៦២.៨៧៩
ចំណាយបណ្តុះបណ្តាលបុគ្គលិក	១២.៥៦៩	៥១.១៣១	២៦.០០៩	១០៦.០៣៩
ផ្សេងៗ	៧២.៣២៧	២៩៤.២២៦	៥៣.១៣២	២១៦.៦១៩
	១០.៩០៤.២៧០	៤៤.៣៥៨.៥៧០	៩.៩៧០.០៧៩	៤០.៦៤៨.០១២

២៨. រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់(កំណត់សម្គាល់ ៩)	១.៣៩០.៨១១	៥.៦៥៧.៨១៩	១.៣២២.៦១៣	៥.៣៩២.២៩៣
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ ១០)	១.២៧៧.៧៤៧	៥.១៩៧.៨៧៥	៩៤១.៦៨៣	៣.៨៣៩.២៤២
រំលស់ទ្រព្យសកម្មអរូបី (កំណត់សម្គាល់ ១១)	២៥៩.៥០៣	១.០៥៥.៦៥៨	១៦៦.៦០៤	៦៧៩.២៤៤
	២.៩២៨.០៦១	១១.៩១១.៣៥២	២.៤៣០.៩០០	៩.៩១០.៧៧៩

២៩. ចំណាយប្រតិបត្តិការផ្សេងៗ

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ជួសជុល និងថែទាំ	៧៧៩.៦២៥	៣.១៧១.៥១៥	៨៦៤.៥២១	៣.៥២៤.៦៥២
ចំណាយកម្រៃអាជ្ញាប័ណ្ណ	៣៨០.៣៧៤	១.៥៤៧.៣៦១	៣០០.៤១៣	១.២២៤.៧៨៤
ចំណាយសន្តិសុខ	៣៣៨.២៨៩	១.៣៧៦.១៦០	៣៧៦.៦១៩	១.៥៣៩.៤៧៦
ទឹកភ្លើង	២៨៧.៥១៨	១.១៦៩.៦២៣	៣៣៧.០៧៥	១.៣៧៤.២៥៥
ចំណាយទំនាក់ទំនង	១៧៧.២១១	៧២០.៨៩៤	២៣៣.៣១៧	៩៥១.២៣៣
ចំណាយដំណើរការយានយន្ត	១៥១.១៩១	៦១៥.០៤៥	១៥១.២៤៧	៦១៦.៦៣៤
ចំណាយការជួល	១៣៥.៩៩៦	៥៥៣.២៣២	២១២.៨៧៤	៨៦៧.៨៨៧
ចំណាយធានារ៉ាប់រង	១៣២.២៤០	៥៤២.០២០	១៣០.៧៣៦	៥៣៣.០១១
សម្ភារៈផ្គត់ផ្គង់ការិយាល័យ	១៣២.៣០៣	៥៣៨.២០៩	២០៨.០៧១	៨៤៨.៣០៥
កម្រៃសេវាផ្នែកច្បាប់ និងសេវាវិជ្ជាជីវៈ	១២៣.៩២៨	៥០៤.១៣៩	១៧៣.៥១២	៧០៧.៤០៨
កម្រៃបស់ក្រុមប្រឹក្សាភិបាល	១០៧.៧០០	៤៣៨.១២៤	១១២.៦៧៧	៤៥៩.៣៨៤
ផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនងសាធារណៈ	១០៥.៩៣៥	៤៣០.៩៤៤	២៨១.៨២៩	១.១៤៩.០១៧
គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់	៣៩.១៨៤	១៥៩.៤០១	២៨.៥៦៧	១១៦.៤៦៨
ការធ្វើដំណើរ និងការស្នាក់នៅ	៣២.៤៦០	១៣២.០៤៧	៥៤.១៦៥	២២០.៨៣១
ផ្សេងៗ	២៨៧.៤០០	១.១៦៩.១៤២	២៥២.១៥៨	១.០២៨.០៤៨
	៣.២១២.៣៥៤	១៣.០៦៧.៨៥៦	៣.៧១៧.៧៨១	១៥.១៥៧.៣៩៣

របាយការណ៍ហិរញ្ញវត្ថុ
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

៣០. ពន្ធលើប្រាក់ចំណូល

(ក) ចំណូលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ

បម្រែបម្រួលចំណូលពន្ធ លើប្រាក់ចំណូលក្នុងឆ្នាំរបស់ធនាគារ មានដូចខាងក្រោម៖

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
នាដើមឆ្នាំ	៥.១២២.៣៧៥	២០.៧២០.០០៧	៤.៥៤៤.៥៤៨	១៨.៥១៩.០៣៣
ចំណាយពន្ធលើប្រាក់ចំណូល	៦.១៨១.០៣៧	២៥.១៤៤.៤៥៩	៥.៧៨៧.០១០	២៣.៥៩៣.៦៤០
ពន្ធលើប្រាក់ចំណូលបានបង់	(៥.៨៧២.០៩២)	(២៣.៨៨៧.៦៧០)	(៥.២៦២.៧៦៦)	(២១.៤៥៦.២៩៧)
និយ័តកម្មពន្ធក្នុងឆ្នាំនៃការិយបរិច្ឆេទគ្រាមុន	១៨.១៩៩	៧៤.០៣៤	៥៣.៥៨៣	២១៨.៤៥៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៥០.៥១០	-	(១៥៤.៨២៦)
នាដំណាច់ឆ្នាំ	៥.៤៤៩.៥១៩	២២.២០១.៣៤០	៥.១២២.៣៧៥	២០.៧២០.០០៧

(ខ) ចំណាយពន្ធលើប្រាក់ចំណូល

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	៦.១៨១.០៣៧	២៥.១៤៤.៤៥៩	៥.៧៨៧.០១០	២៣.៥៩៣.៦៤០
និយ័តកម្មពន្ធក្នុងឆ្នាំនៃការិយបរិច្ឆេទគ្រាមុន	១៨.១៩៩	៧៤.០៣៣	៥៣.៥៨៣	២១៨.៤៥៧
	៦.១៩៩.២៣៦	២៥.២១៨.៤៩២	៥.៨៤០.៥៩៣	២៣.៨១២.០៩៧
ពន្ធពន្យារ	(៣៦៩.៤២៨)	(១.៥០២.៨៣៣)	(១៨៤.០៥៨)	(៧៥០.៤០៤)
ចំណាយពន្ធលើប្រាក់ចំណូល	៥.៨២៩.៨០៨	២៣.៧១៥.៦៥៩	៥.៦៥៦.៥៣៥	២៣.០៦១.៦៩៣

(គ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធ លើប្រាក់ចំណូល និងចំណេញតាមគណនេយ្យ

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	២៨.៥២១.១៣២	១១៦.០២៣.៩៦៦	២៦.៧៥៧.៤៦៦	១០៩.០៩០.១៩០
ពន្ធគណនាតាមអត្រា ២០%	៥.៧០៤.២២៦	២៣.២០៤.៧៩៣	៥.៣៥១.៤៩៣	២១.៨១៨.០៣៧
ផលប៉ះពាល់ពន្ធនៃខ្ទង់៖				
ចំណាយមិនត្រូវកាត់កងពន្ធ	៩៧.៨២៨	៣៩៧.៩៦៤	៤០.៨០៩	១៦៦.៣៧៩
ការជម្រះចេញពីបញ្ជីនៃពន្ធពន្យារជាទ្រព្យសកម្ម ដែលបានទទួលស្គាល់ក្នុងគ្រាមុន	៩.៥៥៥	៣៨.៨៦៩	២១០.៦៥០	៨៥៨.៨២០
និយ័តកម្មពន្ធក្នុងឆ្នាំនៃការិយបរិច្ឆេទគ្រាមុន	១៨.១៩៩	៧៤.០៣៣	៥៣.៥៨៣	២១៨.៤៥៧
ចំណាយពន្ធលើប្រាក់ចំណូល	៥.៨២៩.៨០៨	២៣.៧១៥.៦៥៩	៥.៦៥៦.៥៣៥	២៣.០៦១.៦៩៣

យោងតាមច្បាប់ស្តីពីសារពើពន្ធនៃកម្ពុជា ធនាគារត្រូវបង់ពន្ធលើប្រាក់ចំណូលតាមអត្រា ២០%។

(ឃ) បញ្ហាផ្សេងៗ

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្នលើបទប្បញ្ញត្តិពន្ធដារ ដែលបានចូលជាធរមាននាការបរិច្ឆេទរាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃទៅតាមការិយបរិច្ឆេទ អំពីស្ថានភាពដែលបានកើតឡើង ក្នុងលិខិតប្រកាសពន្ធ ដែលទាក់ទិនទៅនឹងបទប្បញ្ញត្តិពន្ធ និងបំណកស្រាយរបស់វា ដែលនៅជាធរមាន។ ធនាគារកត់ត្រាសំវិធានធន តាមការសម្រប ទៅតាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរ ពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយបំផុត លើចំនួនបំណុលពន្ធនឹងធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួន ដែលបានកត់ត្រាពីដំបូង នោះភាពលម្អៀងនេះនឹងធ្វើឲ្យប៉ះពាល់ដល់សមតុល្យបំណុលពន្ធ ក្នុងការិយបរិច្ឆេទ ដែលការកំណត់ពន្ធត្រូវបានធ្វើឡើង។

៣១. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	៥៦.៧៣៧.០៤៤	២៣១.១៤៦.៧១៧	៨៩.៤៥១.៥៣០	៣៦១.៨៣១.៤៣៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល៖				
គណនីចរន្ត	១១៣.០០៩.៩៨៤	៤៦០.៤០២.៦៧៥	១៣៦.២០១.១២៦	៥៥០.៩៣៣.៥៥៥
គណនីទូទាត់	៣.៥៧៨.១៣៦	១៤.៥៧៧.៣២៦	៤៤៨.១៤៣	១.៨១២.៧៣៨
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ៖				
គណនីចរន្ត	១០.៨១៨.៥៥៤	៤៤.០៧៤.៧៨៩	៧.៣៦៤.១២៥	២៩.៧៨៧.៨៨៦
គណនីសន្សំ	១.៨៦៦.៨៣០	៧.៦០៥.៤៦៥	២.០១២.៣២៤	៨.១៣៩.៨៥១
ប្រាក់បញ្ញើមានកាលកំណត់ ដែលមានកាលកំណត់បីខែ ឬ តិចជាង	១១២.០៥៣.៩១១	៤៥៦.៥០៧.៦៣៣	៥៦.៦៥១.៨៥៤	២២៩.១៥៦.៧៤៩
	២៩៨.០០៤.៤៩៩	១.២១៤.៣១៤.៦០៥	២៩២.១២៩.១០២	១.១៨១.៦៦២.២១៨

៣២. លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ

(ក) សាច់ប្រាក់(បានប្រើក្នុង)/ពីប្រតិបត្តិការ

	២០២១			២០២០	
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនពន្ធលើប្រាក់ចំណូល		២៨.៥២១.១៣២	១១៦.០២៣.៩៦៦	២៦.៧៥៧.៤៦៦	១០៩.០៩០.១៩០
និយ័តកម្ម៖					
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	២៨	២.៩២៨.០៦១	១១.៩១១.៣៥២	២.៤៣០.៩០០	៩.៩១០.៧៧៩
ការធ្វើចំណាត់ថ្នាក់ទ្រព្យសម្បត្តិ និងបរិក្ខារឡើងវិញ	១០	១៨១.៧៤៨	៧៣៩.៣៥១	-	-
ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មអរូបីឡើងវិញ	១១	(១៨១.៧៤៨)	(៧៣៩.៣៥១)	-	-
ខាតពីការថយចុះតម្លៃឥណទាន	២៦	១.១៩៤.២១៨	៤.៨៥៨.០៧៩	១.៥៩៩.៣០៥	៦.៥២០.៣៦៦
ខាតសុទ្ធពីការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់		៩១.១៦២	៣៧០.៨៤៧	-	-
ចំណាយអត្ថប្រយោជន៍បុគ្គលិកមិនមែនសាច់ប្រាក់ - ការទូទាត់ផ្នែកតាមភាគហ៊ុន		២២០.៣១៥	៨៩៦.២៤១	-	-
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		(១.៥១៨)	(៦.១៧៥)	(៣៣.៦៦៤)	(១៣៧.២៤៨)
និយ័តកម្មមូលនិធិសោធននិវត្តន៍បុគ្គលិក	១៨	(៤៨.៦០០)	(១៩៧.៧០៥)	(៧.៥៦៣)	(៣០.៨៣៤)
មូលនិធិសោធននិវត្តន៍បុគ្គលិក	១៨	៦៧១.៧៥៦	២.៧៣២.៧០៣	៦២៦.០២២	២.៥៥៥.២៩២
អត្ថប្រយោជន៍ឥណទានបុគ្គលិក	២៧	១៩២.៧១៥	៧៨៣.៩៦៥	១៦២.៥៩០	៦៦២.៨៧៩
ចំណូលការប្រាក់ និងចំណាយការប្រាក់សុទ្ធ	២៤	(៤០.០៨៦.១៧១)	(១៦៣.០៧០.៥៤៤)	(៣៧.០០០.៣៦៨)	(១៥០.៨៥០.៥០០)
ចំណេញពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់		(៣៨៨.៨៣០)	(១.៥៨១.៧៦០)	-	-
បម្រែបម្រួលដើមទុនបង្វិល៖					
ទុនបម្រុងកាតព្វកិច្ច		(៣.៩៧៦.៧៥៨)	(១៦.១៧៧.៤៥២)	៣៧.២៩៣.៥១៧	១៥២.០៤៥.៦៦៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ - កាលកំណត់លើសពីបីខែ		(៤.៥០០.០០០)	(១៨.៣០៦.០០០)	៥៦.១១៥	២២៨.៧៨១
ឥណទាន និងបុរេប្រទាន		(៧៣.៤៤៥.៣៩៣)	(២៩៨.៧៧៥.៨៥៩)	(១៥៤.៣៥១.៥៤៣)	(៦២៩.២៩១.២៤១)
ទ្រព្យសកម្មផ្សេងៗ		(៤១៣.២១៣)	(១.៦៨០.៩៥០)	៨១១.១៨០	៣.៣០៧.១៨១
ប្រាក់បញ្ញើរបស់ធនាគារ		២៩.៦៥០.២៧៦	១២០.៦១៧.៣២៣	៩៣.៤២៥.៦៥០	៣៨០.៨៥៦.៣៧៥
ប្រាក់បញ្ញើរបស់អតិថិជន		៣៤.៧៣៧.២៦៤	១៤១.៣១១.១៩០	១០៣.៤៤០.៧៩០	៤២១.៧២៨.១០១
បំណុលផ្សេងៗ		១.៦៣៧.០១៥	៦.៦៥៩.៣៧៧	(៩.៥៥៤.៩២២)	(៣៨.៩៥៥.៤១៧)
សាច់ប្រាក់(បានប្រើក្នុង)/ពីប្រតិបត្តិការ		(២៣.០១៦.៥៦៩)	(៩៣.៦៣១.៤០២)	៦៥.៦៥៥.៤៧៥	២៦៧.៦៧៧.៣៧៣

របាយការណ៍ហិរញ្ញវត្ថុ
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(ខ) សកម្មភាពវិនិយោគ និងសកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ (*)	៤១.៦៩៣	១៦៩.៦០៧	៤៥.០៨១	១៨៣.៧៩៥
ការទិញទ្រព្យសកម្មអរូបី (*)	៣០០.៥៧៦	១.២២២.៧៤៣	៣១១.១៤៨	១.២៦៨.៥៥០
	៣៤២.២៦៩	១.៣៩២.៣៥០	៣៥៦.២២៩	១.៤៥២.៣៤៥

(*) ចំនួនទឹកប្រាក់នេះ គឺជាសាច់ប្រាក់ត្រូវបង់ ចំពោះការទិញទ្រព្យសកម្ម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

សកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ៩ សម្រាប់ការទិញទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់។

៣៣. កិច្ចសន្យាផ្សេងៗ និងបំណុលយថាហេតុ

(ក) កិច្ចសន្យាផ្តល់ឥណទាន ការធានា និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារមានចំនួនទឹកប្រាក់ក្នុងកិច្ចសន្យា នៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ដែលត្រូវផ្តល់ឥណទានជូនអតិថិជន ដូចខាងក្រោម៖

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លិខិតធានា និងលិខិតឥណទានធនាគារ	២៤១.៤២៦.៩៤០	៩៨៣.៥៧៣.៣៥៤	២២៤.៦៧១.៩១៦	៩០៨.៧៩៧.៩០០
ឥណទានវិបារូបន៍ ដែលមិនបានប្រើប្រាស់	៦៣.៩៩៣.១៣៩	២៦០.៧០៨.០៤៨	៦៧.៨០៥.៤៣៦	២៧៤.២៧២.៩៨៩
ប័ណ្ណឥណទាន ដែលមិនបានប្រើប្រាស់	១០.៧៨៦.៣៩៣	៤៣.៩៤៣.៧៦៥	១០.៦៧៨.៩៦៨	៤៣.១៩៦.៤២៦
កិច្ចសន្យាផ្តល់ឥណទានមានកាលកំណត់	១៤.៨៧៤.៦១២	៦០.៥៩៩.១៦៩	២.៦២៨.៥៨០	១០.៦៣២.៦០៦
	៣៣១.០៨១.០៨៤	១.៣៤៨.៨២៤.៣៣៦	៣០៥.៧៨៤.៩០០	១.២៣៦.៨៩៩.៩២១
ដក៖ សំវិធានធនបាត់បង់ ECL	(១២៣.៨២១)	(៥០៤.៤៤៧)	(៦៥.៦១១)	(២៦៥.៣៩៦)
ហានិភ័យសរុប	៣៣០.៩៥៧.២៦៣	១.៣៤៨.៣១៩.៨៨៩	៣០៥.៧១៩.២៨៩	១.២៣៦.៦៣៤.៥២៥

(ខ) កិច្ចសន្យាភតិសន្យាប្រតិបត្តិ

ធនាគារបានទទួលស្គាល់ទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់ និងបំណុលភតិសន្យា ចំពោះកិច្ចសន្យាភតិសន្យា ដែលធនាគារជាភាគីអ្នកជួល លើកលែងតែភតិសន្យាទាំងឡាយណា ដែលមានរយៈពេលខ្លី សូមមើលកំណត់សម្គាល់ ២.១២.iii និងកំណត់សម្គាល់ ៩ សម្រាប់ព័ត៌មានបន្ថែម។ កិច្ចសន្យាភតិសន្យា ដែលមានរយៈពេលខ្លី មិនមានភាពជាសារវន្តទេ។

៣៤. ការលាតត្រដាងភាគីពាក់ព័ន្ធ

(ក) ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ធនាគារ គឺជាបុត្រសម្ព័ន្ធដែលត្រូវបានកាន់កាប់ទាំងស្រុងដោយ CIMB Bank Berhad ដែលជាធនាគារមានអាជ្ញាប័ណ្ណចុះបញ្ជីអាជីវកម្ម នៅប្រទេស ម៉ាឡេស៊ី។ CIMB Group Holdings Berhad ដែលជាក្រុមហ៊ុនសាជីវកម្មបានចុះបញ្ជី នៅប្រទេសម៉ាឡេស៊ី គឺជាក្រុមហ៊ុនមេធំចុងក្រោយ។

ភាគីពាក់ព័ន្ធ	ទំនាក់ទំនង
CIMB Group Holdings Berhad	ក្រុមហ៊ុនមេធំជាងគេ
CIMB Bank Behard	ក្រុមហ៊ុនមេផ្ទាល់
CIMB Thai Bank Public Co., Limited ("CIMB Thai")	ក្រុមហ៊ុនញាតិសម្ព័ន្ធ
PT Bank CIMB Niaga TBK (CIMB Indonesia)	ក្រុមហ៊ុនញាតិសម្ព័ន្ធ
CIMB Bank (Singapore)	ក្រុមហ៊ុនញាតិសម្ព័ន្ធ
CIMB Bank Berhad Shanghai Branch	ក្រុមហ៊ុនញាតិសម្ព័ន្ធ
CIMB Bank (Vietnam) Limited	ក្រុមហ៊ុនញាតិសម្ព័ន្ធ
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗរបស់ធនាគារ គឺអភិបាលទាំងអស់របស់ធនាគារ ដែលជាអ្នកមានសិទ្ធិធ្វើការសម្រេចចិត្តសំខាន់ៗ ពាក់ព័ន្ធទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ និងបុគ្គលិកគណៈគ្រប់គ្រងជាន់ខ្ពស់ (រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេផងដែរ)។

របាយការណ៍ហិរញ្ញវត្ថុ
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(ខ) ប្រាក់បញ្ញើ និងការដាក់ប្រាក់ ជាមួយភាគីពាក់ព័ន្ធ

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនមេ (គណនីចរន្ត)	៥.១៦៥.៥៥៥	២១.០៤៤.៤៧១	៥.៥៩៧.៤៦៧	២២.៦៤១.៧៥៤
ធនាគារបុត្រសម្ព័ន្ធ និងសាខាធនាគាររបស់ក្រុមហ៊ុនមេ នៅបរទេស (គណនីចរន្ត)	៨៤.២៤៧	៣៤៣.២២២	៨៣៤.៣៣៧	៣.៣៧៤.៨៩៣
ក្រុមហ៊ុនមេ (ប្រាក់បញ្ញើមានកាលកំណត់)	៤៦.៣៧៩.៣០៩	១៨៨.៩៤៩.៣០៥	១៥.០០០.០២១	៦០.៦៧៥.០៨៥
	៥១.៦២៩.១១១	២១០.៣៣៦.៩៩៨	២១.៤៣១.៨២៥	៨៦.៦៩១.៧៣២
ចំណូលការប្រាក់	៥.៨២៦	២៣.៧០០	៥.៩៥១	២៤.២៦២

គណនីចរន្តជាមួយក្រុមហ៊ុនមេ និងធនាគារបុត្រសម្ព័ន្ធ និងសាខាធនាគាររបស់ក្រុមហ៊ុនមេនៅបរទេស មិនមានការប្រាក់ទេ (២០២០៖ សូន្យ) លើកលែងតែគណនីចរន្ត ដែលដាក់នៅ CIMBBank Berhad Shanghai Branch មានអត្រាការប្រាក់ ០,៣៥% (២០២០៖ ០,៣៥% ក្នុងមួយឆ្នាំ)។

ប្រាក់បញ្ញើមានកាលកំណត់ ជាមួយក្រុមហ៊ុនមេ មានអត្រាការប្រាក់ ក្នុងចន្លោះពី ០,០០% ទៅ ០,០៥% ក្នុងមួយឆ្នាំ (២០២០៖ ០,០៥% ទៅ ១,២០% ក្នុងមួយឆ្នាំ)។

(គ) ឥណទាន និងបុរេប្រទានវាស់វែង តាមថ្លៃដើមដករំលស់ផ្តល់ឲ្យភាគីពាក់ព័ន្ធ

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ	២.៤៣៦.៣៧៥	៩.៩២៥.៧៩២	១.៧៦៧.៣៥០	៧.១៤៨.៩៣១
ចំណូលការប្រាក់	១៣០.៧៨៦	៥៣២.០៣៧	៨៩.៣០៦	៣៦៤.១០១

ឥណទាន និងបុរេប្រទានផ្តល់ឲ្យអភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ មានអត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងចន្លោះពី ០,៥០% ទៅ ១១,០០% ក្នុងមួយឆ្នាំ (២០២០៖ ៣,៥០% ទៅ ១១,០០% ក្នុងមួយឆ្នាំ)។

(ឃ) ប្រាក់បញ្ញើរបស់ភាគីពាក់ព័ន្ធ

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនាគារបុត្រសម្ព័ន្ធ និងសាខាធនាគាររបស់ក្រុមហ៊ុនមេនៅបរទេស (គណនីចរន្ត)	១០៩.៨៥៥	៤៤៧.៥៤៩	១០៩.៩២០	៤៤៤.៦២៦
ធនាគារបុត្រសម្ព័ន្ធ និងសាខាធនាគាររបស់ក្រុមហ៊ុនមេនៅបរទេស (ប្រាក់បញ្ញើមានកាលកំណត់)	៦០.០៥០.១៨១	២៤៤.៦៤៤.៤៣៨	២០.០១០.០៨២	៨០.៩៤០.៧៨២
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ (គណនីចរន្ត)	១៦៦.៨២៧	៦៧៩.៦៥៣	២៣៧.៧១៣	៩៦១.៥៤៩

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ (គណនីសន្សំ)	១១៧.២១០	៤៧៧.៥១៤	១៥០.០២៨	៦០៦.៨៦៣
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ (ប្រាក់បញ្ញើមានកាលកំណត់)	៥១៩.៦២៨	២.១១៦.៩៦៤	៦២៤.៣៩៤	២.៥២៥.៦៧៤
	៦០.៩៦៣.៧០១	២៤៨.៣៦៦.១១៨	២១.១៣២.១៣៧	៨៥.៤៧៩.៤៥៤
ចំណាយការប្រាក់លើប្រាក់បញ្ញើ	៦៧.៨០៦	២៧៥.៨៣៥	៥៧.២១៨	២៣៣.២៧៨

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនាគារបុត្រសម្ព័ន្ធ និងសាខាធនាគាររបស់ក្រុមហ៊ុនមេ នៅបរទេស (គណនីចរន្ត)		០,០០%		០,០០%
ធនាគារបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ នៅបរទេស (ប្រាក់បញ្ញើមានកាលកំណត់)		០,២៥% - ១,៤៥%		០,៣៥% - ០,៥៥%
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ (គណនីចរន្ត)		០,០០% - ០,៥០%		០,០០% - ០,៥០%
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ (គណនីសន្សំ)		០,៥០% - ១,៦៨%		០,៥០% - ១,៦៨%
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ (ប្រាក់បញ្ញើមានកាលកំណត់)		៣,២៥% - ៥,២៥%		២,២៥% - ៥,២៥%

(ង) អនុបំណុលពីភាគីពាក់ព័ន្ធ

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនមេផ្ទាល់	៤៧.៤០៥.៥៩២	១៩៣.១៣០.៣៨២	៤៧.៤១១.០០០	១៩១.៧៧៧.៤៩៥
ចំណាយការប្រាក់	២.០០៧.០៥១	៨.១៦៤.៦៨៣	១.៩៥៤.៦០៨	៧.៩៦៨.៩៣៧

អនុបំណុលពីក្រុមហ៊ុនមេផ្ទាល់មិនមានការធានាទេ និងមានអត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងចន្លោះពី ២,៧៤% ទៅ ៤,៥០% ក្នុងមួយឆ្នាំ (២០២០៖ ៣,០០% ទៅ ៤,៥០% ក្នុងមួយឆ្នាំ)។

របាយការណ៍ហិរញ្ញវត្ថុ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(ច) ទឹកប្រាក់ភាគីពាក់ព័ន្ធជំពាក់

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មផ្សេងៗ				
ទឹកប្រាក់ក្រុមហ៊ុនមេផ្ទាល់ជំពាក់	៤០.០៦០	១៦៣.២០៤	៤៣.១៨២	១៧៤.៦៧១
ទឹកប្រាក់ភាគីពាក់ព័ន្ធជំពាក់	៣.១៥០	១២.៨៣៣	-	-
	៤៣.២១០	១៧៦.០៣៧	៤៣.១៨២	១៧៤.៦៧១

(ឆ) ការទូទាត់ឲ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃរបស់អភិបាល	១០៧.៧០០	៤៣៨.១២៤	១១២.៦៧៧	៤៥៩.៣៨៤
ប្រាក់បៀវត្សរ៍ និង អត្ថប្រយោជន៍រយៈពេលខ្លី	២.៣៦១.៩៩៩	៩.៦០៨.៦១២	១.៥៥៣.៨៨៣	៦.៣៣៥.១៨១
អត្ថប្រយោជន៍រយៈពេលវែងផ្សេងៗ	៦៥.៤២២	២៦៦.១៣៧	៦១.៧១៩	២៥១.៦២៨
	២.៤២៧.៤២១	៩.៨៧៤.៧៧៩	១.៦៣៦.២០៩	៦.៥៨៦.៨៩៩

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ធនាគារបានរួមបញ្ចូលការគ្រប់គ្រងហានិភ័យជាផ្នែកមួយនៃអាជីវកម្ម ប្រតិបត្តិការ និងដំណើរនៃការសម្រេចចិត្តរបស់ធនាគារ។ ក្នុងការធ្វើឲ្យប្រាកដថាធនាគារសម្រេចបាននូវផលចំណេញខ្ពស់បំផុត ទន្ទឹមនឹងពេលធ្វើប្រតិបត្តិការ ក្នុងបរិយាកាសអាជីវកម្មល្អ ក្រុមការងារផ្នែកគ្រប់គ្រងហានិភ័យបានចូលរួមតាំងពីដំណាក់កាលដំបូង ក្នុងដំណើរការទទួលយកហានិភ័យ ដោយផ្តល់នូវការចូលរួមឯករាជ្យ រួមមានរបាយការណ៍វាយតម្លៃពាក់ព័ន្ធ ការវាយតម្លៃឥណទាន ការវាយតម្លៃលើផលិតផលថ្មី និងកំណត់បរិមាណតម្រូវការដើមទុន។ ការចូលរួមទាំងនេះជួយជំរុញឲ្យផ្នែកអាជីវកម្មផ្សេងៗធ្វើការវាយតម្លៃហានិភ័យជៀបនឹងផលចំណេញ ក្នុងផែនការអាជីវកម្មរបស់ពួកគេ ដូចនេះធ្វើឲ្យហានិភ័យត្រូវបានកំណត់តម្លៃសមស្រប ពាក់ព័ន្ធនឹងផលចំណេញ។

ជាទូទៅ គោលដៅនៃសកម្មភាព ក្នុងការគ្រប់គ្រងហានិភ័យរបស់ធនាគារ គឺដើម្បី៖

- កំណត់ពីហានិភ័យផ្សេងៗ និងតម្រូវការដើមទុន
- ធានាថាសកម្មភាពទទួលយកហានិភ័យ មានភាពស៊ីសង្វាក់គ្នា ជាមួយនឹងគោលការណ៍ហានិភ័យ ហើយស្ថានភាពនៃបណ្តុំហានិភ័យ គឺស្ថិតក្នុងកម្រិតហានិភ័យ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និង
- បង្កើតតម្លៃរបស់ភាគទុនិក តាមរយៈក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យដ៏ល្អ

ធនាគារកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដូចខាងក្រោម៖

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាមថ្លៃដើម ដករំលស់				
សាច់ប្រាក់ក្នុងដៃ	៥៦.៧៣៧.០៤៤	២៣១.១៤៦.៧១៧	៨៩.៤៥១.៥៣០	៣៦១.៨៣១.៤៣៩
ប្រាក់បញ្ញើ និង ការដាក់ប្រាក់នៅ ធនាគារណ្តាល	១៥៥.៦៣៨.៦៩៤	៦៣៤.០៧២.០៣៩	២១១.៩៩៥.៦៩៩	៨៥៧.៥២២.៦០២
ប្រាក់បញ្ញើ និង ការដាក់ប្រាក់នៅ ធនាគារផ្សេងៗ	១២៩.៣០៣.៩០៧	៥២៦.៧៨៤.១១៧	៦៦.០១៤.៨៦៩	២៦៧.០៣០.១៤៥
ឥណទាន និងបុរេ ប្រទានវាស់វែងតាម ថ្លៃដើមដករំលស់	៩១៩.៦២១.៤៤៧	៣.៧៤៦.៥៣៧.៧៧៥	៨៤៧.០៤០.២០៦	៣.៤២៦.២៧៧.៦៣៣
ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ	៨៨៤.៧៩៣	៣.៦០៤.៦៤៧	៨៩១.៤៥៨	៣.៦០៥.៩៨៨
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.២៦២.១៨៥.៨៨៥	៥.១៤២.១៤៥.២៩៥	១.២១៥.៣៩៣.៧៦២	៤.៩១៦.២៦៧.៧៦៧
បំណុលហិរញ្ញវត្ថុ				
បំណុលហិរញ្ញវត្ថុ វាស់វែងតាមថ្លៃ ដើមដករំលស់				
ប្រាក់បញ្ញើរបស់ ធនាគារ	១៦៥.៤៧០.៤៥០	៦៧៤.១២៦.៦១៣	១៣៥.៥០១.១៨២	៥៤៨.១០២.២៨១
ប្រាក់បញ្ញើរបស់ អតិថិជន	៩៣១.៤០៣.៧៤៩	៣.៧៩៤.៥៣៨.៨៧៣	៨៩៥.៨៥៨.៨៥៨	៣.៦២៣.៩១០.៨៨១
ប្រាក់កម្ចី	២៦.១៤១.៥២១	១០៦.៥០០.៥៥៧	៦៤.២៥៣.៣២៨	២៥៩.៩០៤.៧១២
អនុបំណុល	៤៧.៤០៥.៥៩២	១៩៣.១៣០.៣៨២	៤៧.៤១១.០០០	១៩១.៧៧៧.៤៩៥
បំណុលភតិសន្យា	៦.៩៨៧.៧៨២	២៨.៤៦៨.២២៤	៥.៣៨១.៥៩៨	២១.៧៦៨.៥៦៤
បំណុលហិរញ្ញវត្ថុផ្សេងៗ	១២.៨៩៧.១០៦	៥២.៥៤២.៨០៩	១២.០៦២.៨៧៧	៤៨.៧៩៤.៣៣៧
បំណុលហិរញ្ញវត្ថុសរុប	១.១៩០.៣០៦.២០០	៤.៨៤៥.៣០៧.៤៥៨	១.១៦០.៥០៨.៨៤៣	៤.៦៩៤.២៥៨.២៧០
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	៧១.៨៧៩.៦៨៥	២៩៦.៨៣៧.៨៣៧	៥៥.៨៨៤.៩១៩	២២២.០០៩.៤៩៧

៣៥.១ ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យដែលធ្វើឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជនរបស់ធនាគារ ឬភាគីដៃគូក្នុងទីផ្សារ ខកខានមិនបានបំពេញកាតព្វកិច្ចសងប្រាក់ ទៅតាមកិច្ចសន្យាឲ្យធនាគារ។ ហានិភ័យឥណទានកើតមកពីការដាក់ប្រាក់ នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ហានិភ័យឥណទានភាគច្រើនកើតមកពីសកម្មភាពផ្តល់ប្រាក់កម្ចី។

(ក) ការវាស់វែងហានិភ័យឥណទាន

ហានិភ័យឥណទានត្រូវបានគ្រប់គ្រង តាមមូលដ្ឋានជាក្រុម។

ចំពោះឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន ការប៉ាន់ស្មានហានិភ័យឥណទាន ក្នុងគោលដៅគ្រប់គ្រងហានិភ័យ តម្រូវឲ្យប្រើប្រាស់គំរូ ដោយសារហានិភ័យមានភាពខុសប្លែកគ្នា ទៅតាមបម្រែបម្រួលលក្ខខណ្ឌលើទីផ្សារ លំហូរសាច់ប្រាក់រំពឹងទុក និងពេលវេលាដែលកន្លងផុត។ ការវាយតម្លៃហានិភ័យឥណទាននៃផលបត្រទ្រព្យសកម្មមួយ តម្រូវឲ្យមានការប៉ាន់ស្មានបន្ថែមទៀត ដូចជាលទ្ធភាពនៃការមិនសងប្រាក់នៃអនុបាតការខាតបង់ពាក់ព័ន្ធ និងការមិនសងប្រាក់ទៅវិញ ទៅមក រវាងភាគីដៃគូ។ ធនាគារវាស់វែងហានិភ័យឥណទាន ដោយប្រើប្រាស់នៃការមិនសងប្រាក់ (PD) ចំនួនដែលមានហានិភ័យមិនសង (EAD) និងការខាតបង់នៅពេលមិនមានការសងប្រាក់ (LGD) ក្នុងការវាស់វែងការខាតឥណទានរំពឹងទុក (ECL) ក្រោម CIFRS 9។

ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ត្រូវបានចាត់ទុកថា មានហានិភ័យឥណទានតិចតួច។ ចំណាត់ថ្នាក់ឥណទាន នៃទ្រព្យសកម្មទាំងនេះ ត្រូវបានតាមដាន ដើម្បីស្វែងរកការថយចុះតម្លៃនៃឥណទាន។ ការវាស់វែងការថយចុះតម្លៃ ត្រូវបានកំណត់ត្រឹម ការខាតឥណទានរំពឹងទុក១២ខែ។ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ដែលត្រូវបានវាស់វែង តាមថ្លៃ ដើមដករំលស់ ត្រូវបានតាមដាន ដើម្បីស្វែងរកពីការថយចុះចំណាត់ថ្នាក់ឥណទានរបស់វា ហើយ ការវាស់វែងការថយចុះតម្លៃ គឺអនុវត្តតាមវិធីសាស្ត្របីដំណាក់កាល ដូចបានពណ៌នាក្នុងកំណត់ សម្គាល់ ៣៥.១ (គ)។

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាន និងបុរេប្រទានជូនអតិថិជនជាងកត្តជន ឬ សហគ្រាស នានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិតហានិភ័យ និងផ្តោតការយកចិត្ត ទុកដាក់ លើហានិភ័យឥណទាន នៅពេលដែលហានិភ័យត្រូវបានរកឃើញ។

ធនាគារកំណត់កម្រិតហានិភ័យឥណទាន ដែលខ្លួនទទួលខុសត្រូវ ដោយដាក់កម្រិតលើចំនួន ហានិភ័យដែលអាចទទួលយកបាន ទាក់ទងនឹងអ្នកខ្ចីប្រាក់ ឬក្រុមអ្នកខ្ចី និងផ្នែកឧស្សាហកម្ម។ ហានិភ័យបែបនេះត្រូវបានតាមដាន លើមូលដ្ឋានរៀបរៀង ហើយត្រូវបានត្រួតពិនិត្យឡើងវិញប្រចាំឆ្នាំ ឬញឹកញាប់ជាងនេះ ទៅតាមការចាំបាច់។ កម្រិតកំណត់នៃហានិភ័យឥណទាន ទៅតាមប្រភេទ ផលិតផល និងវិស័យឧស្សាហកម្ម ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ហានិភ័យធំត្រូវបានកំណត់និយមន័យ ដោយធនាគារកណ្តាលថា ជាហានិភ័យឥណទាន ទូទៅចំពោះអ្នកទទួលផលជាងកត្តជន ដែលលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ អនុលោមតាមលក្ខខណ្ឌនៃប្រកាសលេខ ៨៧-០៦-២២៦ប្រ.ក ដែលចេញដោយធនាគារកណ្តាល បានតម្រូវឲ្យធនាគាររក្សា នៅគ្រប់ពេលវេលាទាំងអស់ នូវអនុបាតអតិបរមា ២០% រវាងហានិភ័យ ឥណទានទូទៅរបស់ធនាគារ ចំពោះអ្នកទទួលផលជាងកត្តជន និងមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ហានិភ័យឥណទានធំសរុប មិនត្រូវលើស ៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ។

ធនាគារអនុវត្តគោលការណ៍ និងការអនុវត្តជាច្រើន ដើម្បីសម្រួលហានិភ័យ ដូចជាការតម្រូវឲ្យ អ្នកខ្ចីប្រាក់ ដាក់តម្កល់ទ្រព្យបញ្ចាំ នៅពេលស្នើសុំខ្ចីឥណទាន និងបុរេប្រទានពីធនាគារ។

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតឥណទានរំពឹងទុក)

ការវាស់វែងសំវិធានធន សម្រាប់ការខាតឥណទានរំពឹងទុក ក្រោមវិធីសាស្ត្របីដំណាក់កាល របស់ CIFRS 9 គឺដើម្បីកត់ត្រាសំវិធានធន សម្រាប់ការខាតឥណទានរំពឹងទុកពេញមួយអាយុកាល ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រា លើកដំបូង ឬឧបករណ៍ហិរញ្ញវត្ថុ ដែលមានការថយចុះតម្លៃឥណទាន នាការបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុ ដែលមិនទាន់មានការថយចុះតម្លៃឥណទាន ក្នុងហានិភ័យឥណទាន នឹងត្រូវបានកត់ត្រាក្នុងសំវិធានធន សម្រាប់ការខាតឥណទានរំពឹងទុក១២ខែ។

ក្រោមវិធីសាស្ត្របីដំណាក់កាល ឧបករណ៍ហិរញ្ញវត្ថុត្រូវបានបែងចែកជាបីដំណាក់កាល អាស្រ័យ ទៅតាមបម្រែបម្រួលដែលពាក់ព័ន្ធ នៅក្នុងហានិភ័យឥណទាន។

- ដំណាក់កាលទី១ រួមមានឧបករណ៍ហិរញ្ញវត្ថុ ដែលមិនមានកំណើនហានិភ័យឥណទាន ជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង និងមិនមានការថយចុះតម្លៃឥណទាន នាការ បរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានកត់ត្រាក្នុងសំវិធានធន សម្រាប់ ការខាតឥណទានរំពឹងទុក១២ខែ។
- ដំណាក់កាលទី២ រួមមានឧបករណ៍ហិរញ្ញវត្ថុ ដែលមានកំណើនហានិភ័យឥណទាន ជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញថា មានការថយចុះតម្លៃ។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានកត់ត្រាក្នុងសំវិធានធន សម្រាប់ ការខាតឥណទានរំពឹងទុកពេញមួយអាយុកាល។
- ដំណាក់កាលទី៣ រួមមានឧបករណ៍ហិរញ្ញវត្ថុ ដែលមានភស្តុតាងជាក់ស្តែងបង្ហាញថា មានការថយចុះតម្លៃ នាការបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះត្រូវបានកត់ត្រា ក្នុងសំវិធានធន សម្រាប់ការខាតឥណទានរំពឹងទុកពេញមួយអាយុកាល។

ការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការថយចុះតម្លៃឥណទាន ឬ ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការថយចុះតម្លៃឥណទានពីដំបូង គឺជាទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណា ដែលមាន ការថយចុះតម្លៃឥណទាន ចាប់តាំងពីការកត់ត្រាលើកដំបូង។ សំវិធានធនសម្រាប់ការខាតឥណទាន រំពឹងទុក តែងតែត្រូវបានវាស់វែង តាមមូលដ្ឋានពេញមួយអាយុកាល (ដំណាក់កាលទី ៣)។

ការវិនិច្ឆ័យ និងការសន្មតសំខាន់ៗ ដែលធនាគារបានអនុវត្ត ទៅតាមតម្រូវការនានារបស់ ស្តង់ដារ ក្នុងការវាស់វែងសំវិធានធន មានដូចខាងក្រោម៖

(i) កំណើនហានិភ័យឥណទានជាសារវន្ត - significant increase in credit risk («SICR»)

ការប៉ាន់ស្មាន SICR គឺជាការវិភាគពហុកត្តា និងការវិភាគជាមួយ អាស្រ័យទៅលើការរួមបញ្ចូលគ្នា រវាងព័ត៌មានផ្នែកបរិមាណ និង/ឬ គុណភាព។ ដើម្បីកំណត់ថាតើហានិភ័យនៃការមិនសងប្រាក់ ចំពោះឥណទាន/ហិរញ្ញប្បទាន បានកើនឡើងគួរឲ្យកត់សម្គាល់ឬទេ ចាប់តាំងពីការកត់ត្រាលើក ដំបូងមក ហានិភ័យនៃការមិនសងប្រាក់នាពេលបច្ចុប្បន្ន ត្រូវបានយកមកប្រៀបធៀប ជាមួយនឹង ហានិភ័យនៃការមិនសងប្រាក់ នាពេលកត់ត្រាលើកដំបូង។ អ្នកខ្ចីប្រាក់ ត្រូវបានចាត់ទុកថាមាន កំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង ប្រសិនបើលក្ខខណ្ឌរបស់ គាត់សមស្របទៅតាមលក្ខខណ្ឌមួយដូចខាងក្រោម៖

- ហួសកាលកំណត់សងប្រាក់ ៣១ថ្ងៃ សម្រាប់ហ្វាស៊ីលីតីកាលកំណត់រយៈពេលខ្លី ទៅតាម កាលវិភាគសងប្រាក់ក្នុងកិច្ចសន្យា និង
- ហួសកាលកំណត់សងប្រាក់ ៩០ថ្ងៃ សម្រាប់ហ្វាស៊ីលីតីកាលកំណត់រយៈពេលវែង ទៅតាម កាលវិភាគសងប្រាក់ក្នុងកិច្ចសន្យា

(ii) និយមន័យនៃការមិនសងប្រាក់ និងការថយចុះតម្លៃឥណទាន

ធនាគារកំណត់ថាឧបករណ៍ហិរញ្ញវត្ថុមួយ ស្ថិតក្នុងចំណាត់ថ្នាក់មិនសងប្រាក់ និងមានការថយ ចុះតម្លៃឥណទាន នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុនោះ ស្របទៅតាមលក្ខណៈវិនិច្ឆ័យណាមួយ ដូចខាងក្រោម៖

- នៅពេលដែលប្រាក់ដើម ឬការប្រាក់ ឬទាំងប្រាក់ដើម និងការប្រាក់នៃឥណទានហ្វាស៊ីលីតី ណាមួយហួសកំណត់សង លើសពី៩០ថ្ងៃ ក្នុងថ្ងៃបន្តបន្ទាប់គ្នា ឬលើស និង/ឬ ការមិនសង ប្រាក់ជាក់ស្តែង។ ក្នុងករណី ហ្វាស៊ីលីតី ដែលអាចប្រើប្រាស់ឡើងវិញ (ឧ. ឥណទានវិបារូបន៍ ហ្វាស៊ីលីតី) ហ្វាស៊ីលីតីត្រូវបានចាត់ថ្នាក់ថាមានការថយចុះតម្លៃ នៅពេលដែលចំនួនទឹកប្រាក់ ដែលនៅមិនទាន់ទូទាត់ នៅសល់លើសពីកម្រិត ដែលបានអនុម័ត ក្នុងរយៈពេលលើសពី ៩០ថ្ងៃ ឬ៣ខែ។
- ក្នុងករណីដែលអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ មានឥណទានច្រើន ជាមួយធនាគារ ហើយមាន ការអនុវត្តកាតព្វកិច្ចការសងប្រាក់គ្នា ទៅវិញទៅមក (cross default obligation applies) នោះតម្រូវឲ្យមានការប៉ាន់ស្មានសំវិធានធន ក្រោមការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយ ដែលធ្វើឲ្យមានការមិនសងប្រាក់ នៃកាតព្វកិច្ចបំណុលមួយផ្សេងទៀត (ការមិនសងប្រាក់ឆ្លង គ្នា)។ ក្នុងករណីមិនមានប្តូរ ដែលចែងពីសិទ្ធិ ដើម្បីទាមទារការទូទាត់សង នោះការវាយតម្លៃ សំវិធានធនចាំបាច់ត្រូវធ្វើឡើង ចំពោះឥណទាន ក្នុងកម្រិតឯកត្តជនជំនួសឲ្យកម្រិតអ្នកជាប់ កាតព្វកិច្ច/ភាគីដៃគូជាមុន។
- គណនីដែលត្រូវជម្រះចេញពីបញ្ជី។

របាយការណ៍ហិរញ្ញវត្ថុ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(iii) ការវាស់វែង (ECL - លទ្ធផលវិធីសាស្ត្រក្នុងការសន្មត និងការប៉ាន់ស្មាន)

ECL ត្រូវបានវាស់វែងតាមមូលដ្ឋាន ១២ខែ ឬតាមមូលដ្ឋានពេញមួយអាយុកាល អាស្រ័យទៅតាមកំណើន ហានិភ័យឥណទានជាសារវន្ត ដែលបានកើតឡើង ចាប់តាំងពីការកត់ត្រាលើកដំបូង ឬប្រសិនបើទ្រព្យសកម្មមួយត្រូវបានចាត់ទុកថា មានការថយចុះតម្លៃឥណទាន។ ECL ត្រូវបានវាយតម្លៃ និងវាស់វែង តាមមូលដ្ឋានប្រមូលផ្តុំ និងមូលដ្ឋានឯកជន។

ចំពោះការវាយតម្លៃជាត្រឹម សំវិធានធន ECL ត្រូវបានកំណត់ដោយធ្វើការប៉ាន់ស្មាន PD, LGD និង EAD សម្រាប់ខែបន្ទាប់ ក្នុងអនាគត និងសម្រាប់ផ្នែករួម។ ធាតុទាំងបីនេះត្រូវបានគុណបញ្ចូលគ្នាដើម្បីគណនា ECL សម្រាប់ឆ្នាំនីមួយៗក្នុងពេលអនាគត ដែលបន្ទាប់មកវាត្រូវបានធ្វើអប្បបរមាត្រូវបានទៅវិញនា កាលបរិច្ឆេទរាយការណ៍ និងត្រូវបានបូកបញ្ចូលគ្នាវិញ។ អត្រាអប្បបរមា ដែលត្រូវបានប្រើ ក្នុងការគណនា ECL គឺជាអត្រាការប្រាក់មានប្រសិទ្ធភាពដំបូង ឬអត្រា ដែលប្រហាក់ប្រហែល។

ចំពោះការវាយតម្លៃលក្ខណៈបុគ្គល សំវិធានធន ECL ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសមតុល្យ ដែលមិនទាន់ទូទាត់ ជាមួយនឹងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ ដែលរំពឹងថាត្រូវទទួលបានពីអ្នកខ្ចីប្រាក់។

ប្រៀបធៀបនៃការមិនសងប្រាក់ (PD)

PD គឺជាលទ្ធភាព ដែលអតិថិជនម្នាក់មិនសងប្រាក់ ចំពោះកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ក្នុងរយៈពេល១២ខែបន្ទាប់ (PD១២ខែ) ឬក្នុងរយៈពេលពេញមួយអាយុកាល ដែលនៅសល់ (PD ពេញមួយអាយុកាល) របស់កាតព្វកិច្ចនោះ។

PD ១២ខែ និងពេញមួយអាយុកាល បានរំពឹងទុកពេលវេលាប្រៀបធៀប នៃការមិនសងប្រាក់រហូតដល់ ១២ខែ និងពេញមួយអាយុកាល ដែលនៅសល់នៃឧបករណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើលក្ខណៈដែលមានស្រាប់ នាកាលបរិច្ឆេទរាយការណ៍ និងស្ថានភាពសេដ្ឋកិច្ច នាពេលអនាគតដែលប៉ះពាល់ហានិភ័យឥណទាន។

PD បានមកពី ការយកអត្រានៃការសងប្រាក់កន្លងមក ដែលបានកែតម្រូវនូវព័ត៌មាន នាពេលអនាគត និងការផ្តុះបញ្ចាំងពីសមាសធាតុ portfolio បច្ចុប្បន្ន និងទិន្នន័យទីផ្សារ។

ចំពោះ portfolio ដែលគ្មានទិន្នន័យគ្រប់គ្រាន់លើការមិនសងប្រាក់ ប្រភេទ PD នាពេលអនាគតត្រូវបានប្រើប្រាស់។

ចំនួនដែលមានហានិភ័យមិនសង (Exposure at Default)

EAD គឺជាចំនួនទឹកប្រាក់សរុបដែលធនាគារមានហានិភ័យ នៅពេលដែលអ្នកខ្ចីប្រាក់មិនសងប្រាក់ដែលនៅ ជំពាក់។

EAD ១២ខែ ឬ ពេញមួយអាយុកាល ត្រូវបានកំណត់អាស្រ័យទៅតាមទិន្នន័យការបង់ប្រាក់រំពឹងទុកដែលមានភាពខុសគ្នា អាស្រ័យទៅតាមប្រភេទផលិតផល។

- ចំពោះផលិតផល ដែលត្រូវដកវិលវិល និងឥណទាន ដែលត្រូវសងប្រាក់ទាំងស្រុង គឺអាស្រ័យទៅលើការសងប្រាក់ ក្នុងកិច្ចសន្យា ដែលអ្នកខ្ចីប្រាក់នៅជំពាក់ ក្នុងរយៈពេល ១២ខែ ឬរយៈពេលផុតកំណត់ ដែលនៅសល់។
- ចំពោះផលិតផល ដែលអាចប្រើប្រាស់ឡើងវិញ ហានិភ័យនៃការមិនសងប្រាក់ត្រូវបានព្យាករណ៍ដោយយកសមតុល្យទឹកប្រាក់ ដែលបានដកនាពេលបច្ចុប្បន្ន និងបូកបន្ថែម «កត្តាបង្វិលឥណទាន» ដែលអនុញ្ញាតដោយកម្រិត នៃការមិនសងប្រាក់ឲ្យមានការដកប្រាក់រំពឹងទុកក្នុងកម្រិត ដែលនៅសល់។

ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (Loss Given Default)

LGD គឺជាការរំពឹងទុករបស់ធនាគារអំពីកំណើននៃការខាតបង់ចំពោះហានិភ័យនៃការមិនសងប្រាក់។ LGD មានភាពខុសប្លែកគ្នា អាស្រ័យទៅតាមប្រភេទផលិតផល ប្រភេទ និងអត្តិភាពនៃ

សំណង និងទ្រព្យបញ្ចាំដែលមាន ឬការគាំទ្រឥណទានផ្សេងៗ។ LGD ត្រូវបានបង្ហាញដោយភាគរយនៃការខាតបង់ ក្នុងមួយឯកតាហានិភ័យ នាចំណុចពេលមិនសងប្រាក់ (EAD)។ LGD ត្រូវបានគណនា ទាំងចំពោះរយៈពេល ១២ខែ និងរយៈពេលពេញមួយអាយុកាល។ LGD គឺជាភាគរយនៃការខាតបង់ ដែលរំពឹងថាត្រូវបានបង្កើតឡើង ប្រសិនបើមានការមិនសងប្រាក់កើតឡើងលើរយៈពេលពេញមួយអាយុកាលរំពឹងទុក ដែលនៅសល់របស់ឥណទាន។

ចំពោះ portfolio ដែលគ្មានទិន្នន័យគ្រប់គ្រាន់ លើការមិនសងប្រាក់ ប្រភេទ PD នាពេលអនាគតត្រូវបានប្រើប្រាស់។

ការសន្មតដែលជាមូលដ្ឋាន សម្រាប់ការគណនា ECL ត្រូវបានតាមដាន និងត្រួតពិនិត្យជាបន្តបន្ទាប់។ មិនមានការប្រែប្រួលជាសារវន្តណាមួយ ចំពោះវិធីសាស្ត្រនៃការប៉ាន់ស្មាន ឬការសន្មតជាក់លាក់ណាមួយ ត្រូវបានធ្វើឡើងក្នុង ការិយបរិច្ឆេទរាយការណ៍នេះទេ។

(iv) ព័ត៌មាននាពេលអនាគត ដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL

ការគណនា ECL មានរួមបញ្ចូលនូវព័ត៌មាន នាពេលអនាគត។ ធនាគារមានធ្វើការវិភាគស្ថិតិដោយផ្អែកទៅតាមបទពិសោធន៍ក្នុងគ្រាមុន ដើម្បីកំណត់រកអត្រា ផ្នែកសេដ្ឋកិច្ចសំខាន់ៗ ដែលមានឥទ្ធិពល លើហានិភ័យឥណទាន និងការខាតបង់ឥណទានរំពឹងទុក សម្រាប់ portfolio នីមួយៗ។ ទំនាក់ទំនង រវាងអត្រាសេដ្ឋកិច្ចទាំងនេះ ចំពោះ PD, EAD និង LGD ត្រូវបានកំណត់ដោយធ្វើការវិភាគស្ថិតិត្រួតពិនិត្យដោយផ្ទាល់ ដើម្បីស្វែងយល់ពីបម្រែបម្រួលនៃផលប៉ះពាល់ ដោយសារអត្រាទាំងនេះ ដែលធ្លាប់កើតមានកន្លងមក ចំពោះអត្រានៃការមិនសងប្រាក់ និងលើសមាសធាតុរបស់ PD និង LGD។ អត្រាសេដ្ឋកិច្ចទាំងនេះ និងផលប៉ះពាល់ពាក់ព័ន្ធរបស់វា ចំពោះ PD, EAD និង LGD មានភាពខុសគ្នា ទៅតាមឧបករណ៍ហិរញ្ញវត្ថុ។ ការវិនិច្ឆ័យរបស់អ្នកជំនាញ ក៏ត្រូវបានអនុវត្តនៅក្នុងដំណើរការនេះផងដែរ។ ការព្យាករណ៍ចំពោះអត្រាសេដ្ឋកិច្ចទាំងនេះ ត្រូវបានដកស្រង់ប្រភពមកពីក្រុមអ្នកជំនាញសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមេផ្ទាល់របស់ធនាគារ និងវិទ្យាស្ថានស្រាវជ្រាវខាងក្រៅ។

ក្នុងការពិចារណា អំពីផលប៉ះពាល់នៃជម្ងឺឆ្លង កូវីដ-១៩ ចំពោះឥណទាន និងបុរេប្រទានរបស់ធនាគារ គណៈគ្រប់គ្រងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ចំពោះអត្រាម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន ក្នុងគំរូនាពេលអនាគតរបស់ធនាគារ។ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ គណៈគ្រប់គ្រងបានធ្វើបច្ចុប្បន្នភាពអត្រាម៉ាក្រូសេដ្ឋកិច្ចចុងក្រោយបំផុត ដែលមានរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ គណៈគ្រប់គ្រងជឿជាក់ថា ការកែតម្រូវនេះ បានឆ្លុះបញ្ចាំងពីលក្ខខណ្ឌសេដ្ឋកិច្ចចុងក្រោយបំផុតហើយ។ ការបន្តរីករាលដាលនៃជម្ងឺកូវីដ-១៩ ក៏បានបណ្តាលឲ្យមានភាពមិនប្រាកដប្រជា ចំពោះបរិយាកាសសេដ្ឋកិច្ច ដែលអាចបណ្តាលឲ្យចំណាយការថយចុះតម្លៃឥណទានមានការកើនឡើងខ្ពស់ជាងមុន។ ដូចនេះគណៈគ្រប់គ្រងបានកែសម្រួលភាគរយនៃប្រៀបធៀប ដែលបានឡើង នៅក្នុងប្រៀបធៀបនៃការមិនសងប្រាក់ («PD») នាពេលអនាគតដែលបានឡើង ដើម្បីផ្តល់នូវទម្ងន់ធ្ងន់ជាងមុន ចំពោះសេណារីយ៉ូដែលល្អ និងទម្ងន់ស្រាលជាង ចំពោះសេណារីយ៉ូល្អមធ្យម ដោយប្រើព័ត៌មាន ដែលសមហេតុផល និងមានការគាំទ្រ។

ធនាគារអនុវត្តសេណារីយ៉ូសេដ្ឋកិច្ចចំនួនបី ដើម្បីឆ្លុះបញ្ចាំងអំពីការឡើងប្រៀបធៀប ដែលមិនល្បឿននៃលទ្ធផលដែលអាចកើតមានឡើង នាពេលអនាគត ក្នុងការប៉ាន់ស្មាន ECL ដូចខាងក្រោម៖

- ករណីមូលដ្ឋាន៖ បង្ហាញពី «លទ្ធផលដែលមានលទ្ធភាពកើតឡើងច្រើនបំផុត» នៃលក្ខខណ្ឌសេដ្ឋកិច្ច ក្នុងពេលអនាគត ដែលស្របជាមួយនឹងព័ត៌មាន ដែលធនាគារបានប្រើប្រាស់សម្រាប់គោលបំណងផ្សេងទៀត ដូចជាការរៀបចំថវិកា និងការត្រួតពិនិត្យ stress testing ជាដើម។
- ករណីល្អបំផុត និងករណីអាក្រក់បំផុត៖ បង្ហាញពីលទ្ធផល «ខ្ពស់បំផុត» និង «ទាបបំផុត» នៃលក្ខខណ្ឌសេដ្ឋកិច្ច ក្នុងពេលអនាគត ដែលត្រូវបានកំណត់ដោយការរួមបញ្ចូលគ្នា រវាងការវិភាគស្ថិតិ និងការវិនិច្ឆ័យរបស់អ្នកជំនាញខាងផ្នែកឥណទាន។

ការសន្មតអញ្ញត្រម៉ាត្រូសេដ្ឋកិច្ច

ការឆ្លងដែលត្រូវបានកំណត់ ចំពោះសេណារីយ៉ូសេដ្ឋកិច្ចនីមួយៗ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានដូចខាងក្រោម៖

	មូលដ្ឋាន	ល្អបំផុត	អាក្រក់បំផុត
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	%	%	%
ការឆ្លងប្រចាំសេណារីយ៉ូ	៦០%	១០%	៣០%

	មូលដ្ឋាន	ល្អបំផុត	អាក្រក់បំផុត
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	%	%	%
ការឆ្លងប្រចាំសេណារីយ៉ូ	៦០%	១០%	៣០%

ដោយសារនេះជាការព្យាករណ៍សេដ្ឋកិច្ច ការប៉ាន់ប្រមាណនានា និងលទ្ធភាព ដែលអាចកើតមានឡើង អាចប្រឈមនឹងភាពមិនច្បាស់លាស់ ក្នុងកម្រិតខ្ពស់ ដូចនេះលទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។ ធនាគារយល់ឃើញថាការព្យាករណ៍ទាំងនេះ បង្ហាញពីការប៉ាន់ស្មានដ៏ល្អបំផុតរបស់ខ្លួន អំពីលទ្ធផលដែលអាចកើតមានឡើង និងបានបង្ហាញយ៉ាងសមស្រប អំពីសេណារីយ៉ូដែលអាចកើតឡើង។ ការឆ្លងសេណារីយ៉ូ ចំនួនសេណារីយ៉ូ និងការសន្មត អំពីលទ្ធផលរបស់វា ត្រូវបានវាយតម្លៃជាបន្តបន្ទាប់។

ការវិភាគភាពប្រែប្រួល (Sensitivity analysis)

ធនាគារក៏បានកំណត់ អំពីអញ្ញត្រម៉ាត្រូសេដ្ឋកិច្ចសំខាន់ៗ ដែលត្រូវបានអនុវត្តការប៉ាន់ស្មានភាពប្រែប្រួលចំពោះ ECL សម្រាប់ឥណទាន បុរេប្រទាន និងហិរញ្ញប្រទាន ពាក់ព័ន្ធនឹងការប្រែប្រួលអញ្ញត្រម៉ាត្រូសេដ្ឋកិច្ចសំខាន់ៗ ទន្ទឹមនឹងពេលដែលអញ្ញត្រម៉ាត្រូសេដ្ឋកិច្ចផ្សេងៗទៀត មិនមានការប្រែប្រួលទេ។ កត្តានៃភាពប្រែប្រួល ដែលត្រូវបានយកមកប្រើប្រាស់ គឺផ្អែកទៅតាមស្តង់ដាររំពឹងទុកនៃការប្រែប្រួល ដែលត្រូវបានកំណត់ សម្រាប់អញ្ញត្រម៉ាត្រូសេដ្ឋកិច្ចនីមួយៗ ដើម្បីប៉ាន់ស្មានផលប៉ះពាល់នៃ ECL ចំពោះធនាគារ។

(v) ការដាក់ហានិភ័យជាត្រម ចំពោះ ECL ដែលត្រូវបានវាស់វែង តាមមូលដ្ឋានប្រមូលផ្តុំ

ចំពោះសំវិធានធន សម្រាប់ការខាតឥណទានរំពឹងទុក ដែលយកគំរូតាមមូលដ្ឋានប្រមូលផ្តុំការប្រមូលផ្តុំហានិភ័យជាត្រម ត្រូវបានធ្វើឡើងតាមមូលដ្ឋាននៃលក្ខណៈហានិភ័យជារួម ដែលការធ្វើបែបនេះធ្វើឲ្យហានិភ័យ ដែលស្ថិតនៅក្នុងត្រមតែមួយមានភាពដូចគ្នា។

ក្នុងការដាក់ជាត្រមនេះ តម្រូវឲ្យមានព័ត៌មានគ្រប់គ្រាន់សម្រាប់ត្រម ដើម្បីអាចប្រមូលស្ថិតិបាន។ ប្រសិនបើមិនមានព័ត៌មានផ្ទៃក្នុងគ្រប់គ្រាន់ទេ នោះធនាគារបានពិចារណា ទៅលើទិន្នន័យគោលខាងក្នុង/ខាងក្រៅបន្ថែម ដើម្បីប្រើប្រាស់សម្រាប់ការធ្វើគំរូ។

ភាពសមស្របក្នុងការដាក់ជាត្រម ត្រូវបានតាមដាន និងត្រួតពិនិត្យ តាមមូលដ្ឋានប្រចាំការិយបរិច្ឆេទដោយផ្អែកហានិភ័យឥណទាន។

(vi) គោលការណ៍ជម្រះចេញពីបញ្ជី

ជាទូទៅ ការជម្រះចេញពីបញ្ជីត្រូវបានធ្វើឡើង នៅពេលដែលសកម្មភាពនានា ក្នុងការប្រមូលប្រាក់ ត្រូវបានធ្វើឡើងគ្រប់រយៈពេលហើយ ឬនៅពេលដែលការប្រមូលប្រាក់បន្ថែមទៀត មិនអាចធ្វើទៅបាន ឬមិនអាចទទួលយកបាន ដោយភាពសមស្រប។ នៅពេលដែលឥណទាន ឬឧបករណ៍បំណុលត្រូវបានចាត់ទុកថា មិនអាចប្រមូលបាន វាត្រូវបានជម្រះចេញពីបញ្ជី ក្នុងគណនីសំវិធានធន ឬគណនីថយចុះតម្លៃ ដែលពាក់ព័ន្ធ។ ឥណទាននោះត្រូវបានជម្រះចេញពីបញ្ជីទាំងស្រុង ឬត្រូវបានជម្រះចេញពីបញ្ជីមួយផ្នែក បន្ទាប់ពីគិតពិចារណា ទៅលើតម្លៃដែលអាចលក់បានជាក់ស្តែងរបស់ទ្រព្យបញ្ចាំ (ប្រសិនបើមាន) និងនៅពេលដែលការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងយល់ឃើញថា មិនមានលទ្ធភាពក្នុងការប្រមូលប្រាក់មកវិញទេ។ ឥណទានដែលត្រូវជម្រះចេញពីបញ្ជីទាំងអស់ ត្រូវតែមានការអនុម័តដោយក្រុមប្រឹក្សាភិបាល ឬអាជ្ញាធរ ដែលបានទទួលសិទ្ធិ។

(vii) ការកែប្រែឥណទានឡើងវិញ

ជូនកាល ធនាគារបានចរចាឡើងវិញ ឬបានកែប្រែលំហូរសាច់ប្រាក់ ក្នុងកិច្ចសន្យានៃឥណទានអតិថិជនឡើងវិញ។ នៅពេលដែលមានហេតុការណ៍នេះកើតឡើង ធនាគារវាយតម្លៃថាតើខ្លឹមសារនៃលក្ខខណ្ឌថ្មី មានភាពខុសគ្នាជា សារវន្តពីលក្ខខណ្ឌដំបូងឬទេ។ ធនាគារធ្វើបែបនេះ ដោយគិតពិចារណា ទៅលើកត្តាផ្សេងៗ ក្នុងចំណោមកត្តាជាច្រើន ដូចខាងក្រោម៖

- ប្រសិនបើអ្នកខ្ចីប្រាក់មានផលវិបាក ផ្នែកហិរញ្ញវត្ថុ ហើយការកែប្រែពិតជាអាចជួយកាត់បន្ថយលំហូរសាច់ប្រាក់ ក្នុងកិច្ចសន្យា ឲ្យនៅត្រឹមចំនួន ដែលអ្នកខ្ចីប្រាក់រំពឹងថា មានលទ្ធភាពបង់ប្រាក់
- ថាតើមានលក្ខខណ្ឌថ្មីសំខាន់ៗ ត្រូវបានណែនាំ ដូចជាការបែងចែកប្រាក់ចំណេញ/ផលចំណេញ ដែលផ្អែកលើមូលធន ដែលមានផលប៉ះពាល់ជាសារវន្ត លើទិន្នន័យហានិភ័យរបស់ឥណទាននោះ
- ការពន្យារពេលឥណទានជាក់លាក់ នៅពេលដែលអ្នកខ្ចីប្រាក់មិនមានផលវិបាកផ្នែកហិរញ្ញវត្ថុ
- ការប្រែប្រួលអត្រាការប្រាក់ជាក់លាក់
- ការផ្លាស់ប្តូរប្រភេទរូបិយប័ណ្ណរបស់ឥណទាន
- ការដាក់បញ្ចូលទ្រព្យបញ្ចាំ ការធានាផ្សេងៗ ឬការពង្រីកទំហំឥណទាន ដែលមានផលប៉ះពាល់ជាសារវន្ត លើហានិភ័យនៃឥណទាននោះ

បន្ទាប់ពីបានធ្វើការកែប្រែហើយ ហានិភ័យនៃការមិនសងប្រាក់ ពាក់ព័ន្ធនឹងឥណទានទាំងនេះ ត្រូវបានវាយតម្លៃ នាកាលបរិច្ឆេទរាយការណ៍ និងត្រូវបានប្រៀបធៀប ជាមួយនឹងហានិភ័យក្រោមលក្ខខណ្ឌដើម នៅពេលកត់ត្រាដំបូង នៅពេលដែលការកែប្រែមិនមានភាពជាសារវន្ត ហើយមិនបណ្តាលឲ្យមានការរំលងកត់ត្រាឥណទានដំបូង។ ធនាគារតាមដានដំណើរការទ្រព្យសកម្ម ដែលបានកែប្រែជាបន្តបន្ទាប់។ ធនាគារអាចកំណត់ថា ហានិភ័យឥណទាន ត្រូវបានកែលម្អគួរឲ្យកត់សម្គាល់ បន្ទាប់ពីការរៀបចំឡើងវិញរួច ដូចនេះទ្រព្យសកម្មនោះត្រូវបានដកចេញពីដំណាក់កាលទី៣ ឬដំណាក់កាលទី២ (ECL ពេញមួយអាយុកាល) មកដំណាក់កាលទី១ (ECL ១២ខែ) វិញ។ ករណីនេះ គឺសម្រាប់តែទ្រព្យសកម្ម ដែលមានដំណើរការល្អ ស្របទៅតាមលក្ខខណ្ឌថ្មី ក្នុងរយៈពេល ៦ខែបន្តបន្ទាប់ ឬលើសពីនេះ។

(viii) ហានិភ័យក្រៅតារាងតុល្យការ

ហានិភ័យក្រៅតារាងតុល្យការមានដូចជា ហ្វាស៊ីលីត៍ពាណិជ្ជកម្ម និងកិច្ចសន្យាដែលមិនទាន់បានដកប្រាក់។ ធនាគារបានប្រើ Cash Conversion Factor (CCF) ផ្ទៃក្នុង ដើម្បីប៉ាន់ស្មាន EAD នៃខ្ទង់ក្រៅតារាងតុល្យការ។ ចំពោះប្រតិបត្តិការសាមញ្ញ ធនាគារបានសន្មត CCF សម្រាប់ហានិភ័យក្រៅតារាងតុល្យការ មានដូចខាងក្រោម៖

- CCF ២០% ត្រូវបានសន្មតសម្រាប់ចំណែក ដែលមិនទាន់ប្រើប្រាស់ឥណទានវិញរបស់ចំណែកមិនទាន់ប្រើប្រាស់ប័ណ្ណឥណទាន និងលិខិតឥណទាន
- CCF ៧៥% ត្រូវបានសន្មត សម្រាប់វិក័យបត្រជឿទុកចិត្តបាន ដែលមិនទាន់បានដកប្រាក់និង
- CCF ១០០% ត្រូវបានសន្មត សម្រាប់ឥណទានមានកាលកំណត់ ដែលមិនទាន់បានដកប្រាក់

(ឃ) ហានិភ័យឥណទានអតិបរមា មុនពេលបែងចែកបញ្ចាំ ឬមុនពេលពង្រីកឥណទានផ្សេងៗ

ហានិភ័យឥណទានអតិបរមា ចំពោះទ្រព្យសកម្មវិញវត្ថុ ដែលត្រូវបានកត់ត្រា នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលយថាហេតុ ហានិភ័យឥណទានអតិបរមា គឺស្មើនឹងចំនួនទឹកប្រាក់អតិបរមា ដែលធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ ដែលបានចេញផ្សាយត្រូវបានគេស្នើឲ្យបង់។ ចំពោះកិច្ចសន្យាផ្តល់ឥណទាន ហានិភ័យឥណទានអតិបរមា គឺជាចំនួនទឹកប្រាក់ទាំងស្រុង នៃហ្វាស៊ីលីត៍ឥណទានបានផ្តល់ឲ្យអតិថិជន ដែលមិនទាន់បានដក។ តារាងខាងក្រោមនេះ បង្ហាញពីហានិភ័យឥណទានអតិបរមា ចំពោះធនាគារ ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលអាចមានការថយចុះតម្លៃ៖

របាយការណ៍ហិរញ្ញវត្ថុ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យឥណទាន ពាក់ព័ន្ធនឹង ទ្រព្យសកម្មក្នុង តារាងតុល្យការ				
ប្រាក់បញ្ញើ និងការ ដាក់ប្រាក់នៅ ធនាគារផ្សេងៗ	១២៩.៣៣១.០១៦	៥២៦.៨៩៤.៥៥៩	៦៦.០២៨.៣០៣	២៦៧.០៨៤.៤៨៦
ឥណទាន និង បុរេប្រទាន វាស់វែងតាមថ្លៃ ដើមដករំលស់	៩២៤.២៨២.៩៧៤	៣.៧៦៥.៥២៨.៨៣៦	៨៥០.៦៤៧.០៥៧	៣.៤៤០.៨៦៧.៣៤៦
ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ	៨៨៤.៧៩៣	៣.៦០៤.៦៤៧	៨៩១.៤៥៨	៣.៦០៥.៩៤៨
	១.០៥៨.៤៩៨.៧៨៣	៨.២៩៦.០២៨.០៤២	៩១៧.៥៦៦.៨១៧	៣.៧១១.៥៥៧.៧៨០
ហានិភ័យឥណទាន ពាក់ព័ន្ធនឹងខ្ទង់ក្រៅ តារាងតុល្យការ៖				
ធានាធនាគារ និង លិខិតឥណទាន	២៤១.៤២៦.៩៤០	៩៨៣.៥៧៣.៣៥៤	២២៤.៦៧១.៩១៦	៩០៨.៧៩៧.៩០០
ចំណែកមិនទាន់ បានប្រើប្រាស់ នៃឥណទាន វិបារប័ន	៦៣.៩៩៣.១៣៩	២៦០.៧០៨.០៤៨	៦៧.៨០៥.៤៣៦	២៧៤.២៧២.៩៨៩
ចំណែកមិនទាន់បាន ប្រើប្រាស់នៃ ប័ណ្ណឥណទាន	១០.៧៨៦.៣៩៣	៤៣.៩៤៣.៧៦៥	១០.៦៧៨.៩៦៨	៤៣.១៩៦.៤២៦
កិច្ចសន្យាឥណទាន មានកាលកំណត់	១៤.៨៧៤.៦១២	៦០.៥៩៩.១៦៩	២.៦២៨.៥៨០	១០.៦៣២.៦០៦
	៣៣១.០៨១.០៨៤	១.៣៤៨.៨២៤.៣៣៦	៣០៥.៧៨៨.៩០០	១.២៣៦.៨៩៩.៩១២
ហានិភ័យឥណទាន អតិបរមាសរុប ដែលត្រូវមានការ ថយចុះតម្លៃ	១.៣៨៩.៥៧៩.៨៦៧	៩.៦៤៤.៨៥២.៣៧៨	១.២២៣.៣៥១.៧១៨	៤.៩៤៨.៤៥៧.៧០១
សំវិធានធនសម្រាប់ ការខាតបង់ (ECL)	(៤.៨១២.៤៥៧)	(១៩.៦០៥.៩៥០)	(៣.៦៨៥.៨៩៦)	(១៤.៩០៩.៤៥០)
ហានិភ័យឥណទាន សុទ្ធសរុប	១.៣៨៤.៧៦៧.៤១០	៩.៦២៥.២៤៦.៤២៨	១.២១៩.៦៦៥.៨២២	៤.៩៣៣.៥៤៨.២៥១

តារាងខាងលើនេះបង្ហាញពីសេណារីយ៉ូ ដែលអាស្រ័យលើការប៉ាន់ស្មាននៃហានិភ័យឥណទានរបស់ធនាគារ ដោយមិនបានគិតដល់ទ្រព្យបញ្ចាំ ដែលបានកាន់កាប់ និង/ឬ ការពង្រីកឥណទានផ្សេងៗទៀត។ ចំពោះទ្រព្យសកម្ម ក្នុងតារាងតុល្យការ ហានិភ័យខាងលើ គឺផ្អែកទៅលើតម្លៃយោងដុល។ ដូចបាន បង្ហាញខាងលើ ៦៧% (២០២០៖ ៧០%) នៃហានិភ័យឥណទានអតិបរមាសរុប កើតមកពី ឥណទាន និងបុរេប្រទាន។ គណៈគ្រប់គ្រង ជឿជាក់លើលទ្ធភាពរបស់ខ្លួន ក្នុងការបន្តការគ្រប់គ្រង និងរក្សាហានិភ័យឥណទាន ដែលកើតមកពីឥណទាន និងបុរេប្រទានរបស់ធនាគារ ឲ្យស្ថិតក្នុង កម្រិតអប្បបរមា តាមវិធីដូចខាងក្រោម៖

- ស្ទើរតែគ្រប់ឥណទាន និងបុរេប្រទានទាំងអស់ ត្រូវបានធានាដោយទ្រព្យបញ្ចាំ ហើយទ្រព្យ បញ្ចាំទាំងនោះមានតម្លៃក្នុងចន្លោះពី ៦០% ទៅ ៧០% នៃឥណទាន។
- ធនាគារមាននីតិវិធីវាយតម្លៃឥណទានសមស្រប មុនពេលផ្តល់ឥណទាន និងបុរេប្រទាន ជូន អតិថិជន។
- ៤០% (២០២០៖ ៣១%) នៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារផ្សេងៗ គឺបានធ្វើ នៅក្រុមហ៊ុនមេរបស់ខ្លួន ដែលជាធនាគារមានចំណាត់ថ្នាក់ A3។ សមតុល្យដែលនៅសល់ គឺបានធ្វើនៅធនាគារក្នុងស្រុក និងធនាគារក្រៅប្រទេស ហើយគណៈគ្រប់គ្រង បានធ្វើការ វាយតម្លៃហានិភ័យសមស្រប ហើយជឿជាក់ថា ធនាគារមិនមានការខាតបង់ជាសារវន្ត ពីធនាគារក្នុងស្រុក និងក្រៅប្រទេសទាំងនេះទេ។

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារវាយតម្លៃគុណភាពឥណទាន នៃឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ដោយប្រើ វិធីសាស្ត្រវាយតម្លៃចំណាត់ថ្នាក់ក្នុង ដែលត្រូវបានកាត់តែងឡើងយ៉ាងសមស្រប ជាមួយនឹងប្រភេទ ផលិតផល និងភាគីដៃគូផ្សេងៗគ្នា។ វិធីសាស្ត្រទាំងនេះត្រូវបានបង្កើតឡើងផ្អែកលើធនាគារ និង បានគូបផ្សំជាមួយនឹងការវិភាគស្ថិតិ រួមជាមួយនឹងការវិនិច្ឆ័យរបស់បុគ្គលិកផ្នែកឥណទាន។

ការពណ៌នាពីគុណភាពឥណទាន ត្រូវបានសង្ខេបដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
ការតាមដានស្តង់ដារ	អ្នកជាប់កាតព្វកិច្ច ក្នុងប្រភេទនេះ បង្ហាញពីសមត្ថភាពរឹងមាំ ក្នុងការ បំពេញកាតព្វកិច្ចសងប្រាក់។ ធនាគារតាមដានអ្នកជាប់បំណុលប្រភេទនេះ ទៅតាមស្ថានភាពនៃ ការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ច ត្រូវបានរួមបញ្ចូលនៅក្នុង ការតាមដានស្តង់ដារមាន៖ • អ្នកជាប់កាតព្វកិច្ច ដែលហួសកាលកំណត់សងប្រាក់តិចជាង ១៥ថ្ងៃ ក្នុងកិច្ចសន្យាសងប្រាក់ ចំពោះហ្វាន់ស៊ីលីធីរយៈពេលខ្លី • អ្នកជាប់កាតព្វកិច្ច ដែលហួសកាលកំណត់សងប្រាក់តិចជាង ៣០ថ្ងៃ ក្នុងកិច្ចសន្យាសងប្រាក់ ចំពោះហ្វាន់ស៊ីលីធីរយៈពេលវែង
ការតាមដានពិសេស	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ មានសមត្ថភាពមធ្យម ក្នុងការបំពេញ កាតព្វកិច្ចសងប្រាក់។ ធនាគារតាមដានអ្នកជាប់បំណុលប្រភេទនេះ ទៅតាមស្ថានភាពនៃ ការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ច ត្រូវបានរួមបញ្ចូល នៅក្នុង ការតាមដានពិសេសមាន៖ • អ្នកជាប់កាតព្វកិច្ច ដែលហួសកាលកំណត់សងប្រាក់ពី ១៥ថ្ងៃ ទៅ ៣០ថ្ងៃ ក្នុងកិច្ចសន្យាសងប្រាក់ ចំពោះហ្វាន់ស៊ីលីធីរយៈពេលខ្លី • អ្នកជាប់កាតព្វកិច្ច ដែលហួសកាលកំណត់សងប្រាក់ពី ៣០ថ្ងៃ ទៅ ៨៩ថ្ងៃ ក្នុងកិច្ចសន្យាសងប្រាក់ ចំពោះហ្វាន់ស៊ីលីធីរយៈពេលវែង
ការមិនសងប្រាក់/ការ ថយចុះតម្លៃឥណទាន	អ្នកជាប់កាតព្វកិច្ច ត្រូវបានវាយតម្លៃថាមានការថយចុះតម្លៃ។

គុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ត្រូវបានកំណត់ដោយផ្អែកទៅលើចំណាត់ថ្នាក់របស់ភាគីដៃគូ ដែលត្រូវបានកំណត់ថាមានតម្លៃ ស្មើនឹងអត្រាប្រាក់បញ្ញើវាយតម្លៃចំណាត់ថ្នាក់អន្តរជាតិផ្សេងៗ ដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
អធិបតេយ្យ	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលចេញដោយធនាគារកណ្តាល/ រដ្ឋបាល ឬត្រូវបានធានាដោយធនាគារកណ្តាល/រដ្ឋបាល។
ចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទាន នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអ្នកចេញ ផ្សាយមានលទ្ធភាពបំពេញកាតព្វកិច្ចសងបំណុល ហើយអ្នកកាន់កាប់ សញ្ញាប័ណ្ណមានហានិភ័យឥណទានទាប ចំពោះការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់ វិនិយោគ	សំដៅដល់គុណភាពឥណទានកម្រិតទាប នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែល មានការប្រឈមខ្ពស់នឹងហានិភ័យនៃការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបច្ចុប្បន្ននេះមិនមានចំណាត់ ថ្នាក់ទេ អាស្រ័យដោយមិនមានគំរូចំណាត់ថ្នាក់
ថយចុះតម្លៃឥណទាន	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការថយចុះតម្លៃ

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យឥណទាន តាមដំណាក់កាល រួមជាមួយនឹងសំវិធានធន ECL ៖

២០២១					២០២០				
		ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយ ចុះតម្លៃឥណទាន			ECLពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECLពេញមួយ អាយុកាល-ថយ ចុះតម្លៃឥណទាន		
	ECL ១២ខែ			សរុប	ECL ១២ខែ			សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ									
មានចំណាត់ថ្នាក់វិនិយោគ	៨២.៨៣៤.៣២៣	-	-	៨២.៨៣៤.៣២៣	៣១.០៣៤.៩៥៩	-	-	៣១.០៣៤.៩៥៩	
មិនមានចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-	
មិនមានចំណាត់	៤៦.៤៩៦.៦៩៣	-	-	៤៦.៤៩៦.៦៩៣	៣៤.៩៩៣.៣៤៤	-	-	៣៤.៩៩៣.៣៤៤	
តម្លៃយោងដុល	១២៩.៣៣១.០១៦	-	-	១២៩.៣៣១.០១៦	៦៦.០២៨.៣០៣	-	-	៦៦.០២៨.៣០៣	
ដក៖ ការខាតឥណទានរំពឹងទុក	(២៧.១០៩)	-	-	(២៧.១០៩)	(១៣.៤៣៤)	-	-	(១៣.៤៣៤)	
តម្លៃយោងសុទ្ធ	១២៩.៣០៣.៩០៧	-	-	១២៩.៣០៣.៩០៧	៦៦.០១៤.៨៦៩	-	-	៦៦.០១៤.៨៦៩	
គិតជាពាន់រៀល	៥២៦.៧៨៤.១១៧	-	-	៥២៦.៧៨៤.១១៧	២៦៧.០៣០.១៤៥	-	-	២៦៧.០៣០.១៤៥	
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់									
ការតាមដានស្តង់ដារ	៨៩៧.២៩៦.៨៥០	-	-	៨៩៧.២៩៦.៨៥០	៨៤៤.៨៤៦.៣០៩	-	-	៨៤៤.៨៤៦.៣០៩	
ការតាមដានពិសេស	-	១៦.៩៥២.១៥៦	-	១៦.៩៥២.១៥៦	-	១.៣៦៤.៣៣៥	-	១.៣៦៤.៣៣៥	
ការមិនសងប្រាក់	-	-	១០.០៣៣.៩៦៨	១០.០៣៣.៩៦៨	-	-	៤.៤៣៦.៤១៣	៤.៤៣៦.៤១៣	
តម្លៃយោងដុល	៨៩៧.២៩៦.៨៥០	១៦.៩៥២.១៥៦	១០.០៣៣.៩៦៨	៩២៤.២៨២.៩៧៤	៨៤៤.៨៤៦.៣០៩	១.៣៦៤.៣៣៥	៤.៤៣៦.៤១៣	៨៥០.៦៤៧.០៥៧	
ដក៖ ការខាតឥណទានរំពឹងទុក	(២.៧៩៨.៩៥៧)	(១៣១.៧១៨)	(១.៧៣០.៨៥២)	(៤.៦៦១.៥២៧)	(២.៦៥៨.១២៤)	(២១.៨៥៣)	(៩២៦.៨៧៤)	(៣.៦០៦.៨៥១)	
តម្លៃយោងសុទ្ធ	៨៩៤.៤៩៧.៨៩៣	១៦.៨២០.៤៣៨	៨.៣០៣.១១៦	៩១៩.៦២១.៤៤៧	៨៤២.១៨៨.១៨៥	១.៣៤២.៤៨២	៣.៥០៩.៥៣៩	៨៤៧.០៤០.២០៦	
គិតជាពាន់រៀល	៣.៦៤៤.១៨៤.៤១៦	៦៨.៥២៦.៤៦៤	៣៣.៨២៦.៨៩៥	៣.៧៤៦.៥៣៧.៧៧៥	៣.៤០៦.៦៥១.២០៨	៥.៤៣០.៣៤០	១៤.១៩៦.០៨៥	៣.៤២៦.២៧៧.៦៣៣	
ខ្ទង់ក្រៅតារាងតុល្យការ									
ការតាមដានស្តង់ដារ	៣៣១.០៨១.០៨៤	-	-	៣៣១.០៨១.០៨៤	៣០៥.៧៨៤.៩០០	-	-	៣០៥.៧៨៤.៩០០	
ការតាមដានពិសេស	-	-	-	-	-	-	-	-	
ការមិនសងប្រាក់	-	-	-	-	-	-	-	-	
តម្លៃយោងដុល	៣៣១.០៨១.០៨៤	-	-	៣៣១.០៨១.០៨៤	៣០៥.៧៨៤.៩០០	-	-	៣០៥.៧៨៤.៩០០	
ដក៖ ការខាតឥណទានរំពឹងទុក	(១២៣.៨២១)	-	-	(១២៣.៨២១)	(៦៥.៦១១)	-	-	(៦៥.៦១១)	
តម្លៃយោងសុទ្ធ	៣៣០.៩៥៧.២៦៣	-	-	៣៣០.៩៥៧.២៦៣	៣០៥.៧១៩.២៨៩	-	-	៣០៥.៧១៩.២៨៩	
គិតជាពាន់រៀល	១.៣៤៨.៣១៩.៨៨៩	-	-	១.៣៤៨.៣១៩.៨៨៩	១.២៣៦.៦៣៤.៥២៤	-	-	១.២៣៦.៦៣៤.៥២៤	

របាយការណ៍ហិរញ្ញវត្ថុ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(ច) សំវិធានធនបាត់បង់

(i) ការផ្ទៀងផ្ទាត់ការខាតតំណទានរំពឹងទុក – តំណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់

ដំណាក់កាលទី១ ដំណាក់កាលទី២ ដំណាក់កាលទី៣				
	ECL ១២ ខែ	ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយ ចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការខាតតំណទានរំពឹងទុក				
សំវិធានធនបាត់បង់ គិតត្រឹម ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	២.៥៧៧.២៨២	១៨.០៤២	១.០១១.៥២៧	៣.៦០៦.៨៥១
បម្រែបម្រួលដោយសារ ឧបករណ៍ហិរញ្ញវត្ថុ បានទទួលស្គាល់ នៅថ្ងៃទី០១ ខែមករា៖				
ធ្វើរទៅដំណាក់កាលទី១	៩៥៧.៧៥២	(១១៧.១៣១)	(៨៤០.៦២១)	-
ធ្វើរទៅដំណាក់កាលទី២	(២.៣៩២)	១០៦.៥៤២	(១០៤.១៥០)	-
ធ្វើរទៅដំណាក់កាលទី៣	(៧៨៨)	(៤.៨៨០)	៥.៦៦៨	-
ការវាស់វែងសំវិធានធន បាត់បង់ឡើងវិញសុទ្ធ (*)	(១.១៥៤.៤០៨)	១២៩.២២០	១.៨៤៨.៨៧១	៨២៣.៦៨៣
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវ បានបង្កើតឡើង ឬបានទិញ	៧៦៦.៥១១	-	-	៧៦៦.៥១១
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវ បានឈប់កត់ត្រា ក្នុង អំឡុងការិយបរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(៣៤៥.០០០)	(៧៥)	(៩៩.២៩៥)	(៤៤៤.៣៧០)
ជម្រះចេញពីបញ្ជី	-	-	(៩១.១៤៨)	(៩១.១៤៨)
ការប្តូររូបិយប័ណ្ណ និង បម្រែបម្រួលផ្សេងៗ	-	-	-	-
សំវិធានធនបាត់បង់ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	២.៧៩៨.៩៥៧	១៣១.៧១៨	១.៧៣០.៨៥២	៤.៦៦១.៥២៧
គិតជាពាន់រៀល	១១.៤០២.៩៥១	៥៣៦.៦១៩	៧.០៥១.៤៩១	១៨.៩៩១.០៦១

(*) ផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល EAD និង PD ក្នុងអំឡុងឆ្នាំ គឺ កើតឡើងពីការដាក់បញ្ចូលព័ត៌មាន ទៅក្នុងគំរូថ្មីៗជាប្រចាំ។

ដំណាក់កាលទី១ ដំណាក់កាលទី២ ដំណាក់កាលទី៣				
	ECL ១២ ខែ	ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយ ចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តម្លៃយោងដុល				
តម្លៃយោងដុល គិតត្រឹម ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	៨៤៤.១៩៥.២៧៨	១.៦០៧.៥៨៨	៤.៨៤៤.១៩១	៨៥០.៦៤៧.០៥៧
បម្រែបម្រួលដោយសារឧបករណ៍ ហិរញ្ញវត្ថុ បានទទួលស្គាល់ នៅថ្ងៃទី០១ ខែមករា៖				
ធ្វើរទៅដំណាក់កាលទី១	៥.៥៤៩.៣៥៥	-	(៥.៥៤៩.៣៥៥)	-
ធ្វើរទៅដំណាក់កាលទី២	(២០៨.៩៤២)	២០៨.៩៤២	-	-
ធ្វើរទៅដំណាក់កាលទី៣	(១៤៣.៥៧១)	(២០៨.៨១៩)	៣៥២.៣៩០	-
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវ បានបង្កើតឡើង ឬបានទិញ	៣៣០.៧២៦.១៣៦	-	-	៣៣០.៧២៦.១៣៦
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវ បានឈប់កត់ត្រា ក្នុងអំឡុង ការិយបរិច្ឆេទ ក្រៅពីជម្រះ ចេញពីបញ្ជី	(២៨២.៨២១.៤០៦)	១៥.៣៤៤.៤៤៥,០០	១០.៤៧៧.៨៩០	(២៥៦.៩៩៩.០៧១)
ជម្រះចេញពីបញ្ជី	-	-	(៩១.១៤៨)	(៩១.១៤៨)
តម្លៃយោងដុល គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៨៩៧.២៩៦.៨៥០	១៦.៩៥២.១៥៦	១០.០៣៣.៩៦៨	៩២៤.២៨២.៩៧៤
គិតជាពាន់រៀល	៣.៦៥៥.៥៨៧.៣៦៧	៦៩.០៦៣.០៨៤	៤០.៨៧៨.៣៨៥	៣.៧៦៥.៥២៨.៨៣៦

ដំណាក់កាលទី១ ដំណាក់កាលទី២ ដំណាក់កាលទី៣				
	ECL ១២ ខែ	ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយ ចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការខាតតំណទានរំពឹងទុក				
សំវិធានធនបាត់បង់ គិតត្រឹម ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	១.៦៨០.៥២១	២៦.២៣៧	២១២.២៨០	១.៩១៩.០៣៨
បម្រែបម្រួលដោយសារឧបករណ៍ ហិរញ្ញវត្ថុ បានទទួលស្គាល់ នៅថ្ងៃទី០១ ខែមករា៖				
ធ្វើរទៅដំណាក់កាលទី១	៧៧	-	(៧៧)	-
ធ្វើរទៅដំណាក់កាលទី២	(២១.៨៥៣)	២១.៨៥៣	-	-
ធ្វើរទៅដំណាក់កាលទី៣	(៧៧២.១៥២)	(២៧.២១៩)	៧៩៩.៣៧១	-
ការវាស់វែងសំវិធានធន បាត់បង់ឡើងវិញសុទ្ធ (*)	៣៧៧.៦២២	-	(៣៤១)	៣៧៧.២៨១
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវ បានបង្កើតឡើង ឬបានទិញ	១.៤៦៣.៨១៦	-	៧២២	១.៤៦៤.៥៣៨
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវ បានឈប់កត់ត្រា ក្នុង អំឡុងការិយបរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(១៥៣.០៥៧)	(២.៨២៩)	(៤២៨)	(១៥៦.៣១៤)
ការប្តូររូបិយប័ណ្ណ និង បម្រែបម្រួលផ្សេងៗ	២.៣០៨	-	-	២.៣០៨
សំវិធានធនបាត់បង់ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	២.៥៧៧.២៨២	១៨.០៤២	១.០១១.៥២៧	៣.៦០៦.៨៥១
គិតជាពាន់រៀល	១០.៤២៥.១០៥	៧២.៩៨០	៤.០៩១.៦២៧	១៤.៥៨៩.៧១២

(*) ផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល EAD និង PD ក្នុងអំឡុងឆ្នាំ គឺ កើតឡើងពីការដាក់បញ្ចូលព័ត៌មាន ទៅក្នុងគំរូថ្មីៗជាប្រចាំ។

ដំណាក់កាលទី១ ដំណាក់កាលទី២ ដំណាក់កាលទី៣				
	ECL ១២ ខែ	ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយ ចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តម្លៃយោងដុល				
តម្លៃយោងដុល គិតត្រឹម ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	៦៩២.៩០២.១៤៤	១.៦១៤.៩១៥	១.១៦៥.៨៨៥	៦៩៥.៦៨២.៩៤៤
បម្រែបម្រួលដោយសារឧបករណ៍ ហិរញ្ញវត្ថុ បានទទួលស្គាល់ នៅថ្ងៃទី០១ ខែមករា៖				
ធ្វើរទៅដំណាក់កាលទី១	៥.៧០៣	-	(៥.៧០៣)	-
ធ្វើរទៅដំណាក់កាលទី២	(១.៣៦៤.៣៣៥)	១.៣៦៤.៣៣៥	-	-
ធ្វើរទៅដំណាក់កាលទី៣	(៣.៦០៣.៥៣៨)	(២៣.២៥៥)	៣.៦២៦.៧៩៣	-
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវ បានបង្កើតឡើង ឬបានទិញ	៣១២.០៩៥.៧៤៨	១.១៩៤	៣៨៦.៣៩៣	៣១២.៤៨៣.៣៣៥
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវ បានឈប់កត់ត្រា ក្នុងអំឡុង ការិយបរិច្ឆេទ ក្រៅពីជម្រះ ចេញពីបញ្ជី	(១៥៥.៨៤០.៤៤៤)	(១.៣៤៩.៦០១)	(៣២៩.១៧៧)	(១៥៧.៥១៩.២២២)
តម្លៃយោងដុល គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៨៤៤.១៩៥.២៧៨	១.៦០៧.៥៨៨	៤.៨៤៤.១៩១	៨៥០.៦៤៧.០៥៧
គិតជាពាន់រៀល	៣.៤១៤.៧៦៩.៨៩៩	៦.៥០២.៦៩៣	១៩.៥៩៩.៧៥៣	៣.៤៤០.៨៧១.៣៤៥

របាយការណ៍ហិរញ្ញវត្ថុ
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(ii) ការផ្ទៀងផ្ទាត់ការខាតតម្លៃឥណទានរំពឹងទុក – ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ ខែ	ECL ពេញមួយ អាយុកាល- មិនថយចុះតម្លៃ ឥណទាន	ECL ពេញមួយ អាយុកាល- ថយចុះតម្លៃ ឥណទាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការខាតតម្លៃឥណទានរំពឹងទុក				
សំវិធានធនបាត់បង់ គិតត្រឹម ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	១៣.៤៣៤	-	-	១៣.៤៣៤
បម្រែបម្រួលដោយសារហានិភ័យ នៅថ្ងៃទី០១ ខែមករា៖				
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-
ការវាស់វែងសំវិធានធន បាត់បង់ឡើងវិញសុទ្ធ (*)	១.៨៦៥	-	-	១.៨៦៥
ហានិភ័យថ្មី	២៤.៤៥០	-	-	២៤.៤៥០
ហានិភ័យ ដែលត្រូវបានឈប់ កត់ត្រា ឬហួសកាលកំណត់	(១២.៦៤០)	-	-	(១២.៦៤០)
សំវិធានធនបាត់បង់ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	២៧.១០៩	-	-	២៧.១០៩
គិតជាពាន់រៀល	១១០.៤៤២	-	-	១១០.៤៤២

(*) ផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល EAD និង PD ក្នុងអំឡុងឆ្នាំ គឺ
កើតឡើងពីការដាក់បញ្ចូលព័ត៌មាន ទៅក្នុងគំរូថ្មីៗជាប្រចាំ។

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ ខែ	ECL ពេញមួយ អាយុកាល- មិនថយចុះតម្លៃ ឥណទាន	ECL ពេញមួយ អាយុកាល- ថយចុះតម្លៃ ឥណទាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តម្លៃយោងដុល				
ហានិភ័យតម្លៃ គិតត្រឹម ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	៦៦.០២៨.៣០៣	-	-	៦៦.០២៨.៣០៣
បម្រែបម្រួលដោយសារហានិភ័យ នៅថ្ងៃទី០១ ខែមករា៖				
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-
ហានិភ័យថ្មី	១២១.៨៦១.៣៥៧	-	-	១២១.៨៦១.៣៥៧
ហានិភ័យ ដែលត្រូវបានឈប់ កត់ត្រា ឬហួសកាលកំណត់	(៥៨.៥៥៨.៦៤៤)	-	-	(៥៨.៥៥៨.៦៤៤)
តម្លៃយោងដុល គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១២៩.៣៣១.០១៦	-	-	១២៩.៣៣១.០១៦
គិតជាពាន់រៀល	៥២៦.៨៩៤.៥៥៩	-	-	៥២៦.៨៩៤.៥៥៩

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ ខែ	ECL ពេញមួយ អាយុកាល- មិនថយចុះតម្លៃ ឥណទាន	ECL ពេញមួយ អាយុកាល- ថយចុះតម្លៃ ឥណទាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការខាតតម្លៃឥណទានរំពឹងទុក				
សំវិធានធនបាត់បង់ គិតត្រឹម ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	៣.៧៥៧	-	-	៣.៧៥៧
បម្រែបម្រួលដោយសារហានិភ័យ នៅថ្ងៃទី០១ ខែមករា៖				
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-
ការវាស់វែងសំវិធានធន បាត់បង់ឡើងវិញសុទ្ធ (*)	(៩៩៧)	-	-	(៩៩៧)
ហានិភ័យថ្មី	១២.៧៥៨	-	-	១២.៧៥៨
ហានិភ័យ ដែលត្រូវបានឈប់ កត់ត្រា ឬហួសកាលកំណត់	(២.១៦៩)	-	-	(២.១៦៩)
ការប្តូររូបិយប័ណ្ណ និង បម្រែបម្រួលផ្សេងៗ	៨៥	-	-	៨៥
សំវិធានធនបាត់បង់ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	១៣.៤៣៤	-	-	១៣.៤៣៤
គិតជាពាន់រៀល	៥៤.៣៤១	-	-	៥៤.៣៤១

(*) ផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល EAD និង PD ក្នុងអំឡុងឆ្នាំ គឺ
កើតឡើងពីការដាក់បញ្ចូលព័ត៌មាន ទៅក្នុងគំរូថ្មីៗជាប្រចាំ។

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ ខែ	ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយ ចុះតម្លៃឥណទាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តម្លៃយោងដុល				
ហានិភ័យតម្លៃ គិតត្រឹម ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	១៤.៣៩៣.២៥៤	-	-	១៤.៣៩៣.២៥៤
បម្រែបម្រួលដោយសារហានិភ័យ នៅថ្ងៃទី០១ ខែមករា៖				
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-
ហានិភ័យថ្មី	៦០.០២៦.៥៣៧	-	-	៦០.០២៦.៥៣៧
ហានិភ័យ ដែលត្រូវបានឈប់ កត់ត្រា ឬហួសកាលកំណត់	(៨.៣៩១.៤៨៨)	-	-	(៨.៣៩១.៤៨៨)
តម្លៃយោងដុល គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៦៦.០២៨.៣០៣	-	-	៦៦.០២៨.៣០៣
គិតជាពាន់រៀល	២៦៧.០៨៤.៤៨៦	-	-	២៦៧.០៨៤.៤៨៦

របាយការណ៍ហិរញ្ញវត្ថុ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(iii) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក-កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានា ផ្នែកហិរញ្ញវត្ថុផ្សេងៗ

ដំណាក់កាលទី១ ដំណាក់កាលទី២ ដំណាក់កាលទី៣				
	ECL ១២ ខែ	ECL ពេញមួយអាជ្ញាកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាជ្ញាកាល-ថយចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការខាតឥណទានរំពឹងទុក				
សំវិធានធនបាត់បង់ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	៦៥.៦១១	-	-	៦៥.៦១១
បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា៖				
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-
ការវាស់វែងសំវិធានធនបាត់បង់ឡើងវិញសុទ្ធ (*)	៣៦.៧៣០	-	-	៣៦.៧៣០
ហានិភ័យថ្មី	៧៣.០៥៤	-	-	៧៣.០៥៤
ហានិភ័យ ដែលត្រូវបានឈប់កត់ត្រា ឬហួសកាលកំណត់	(៥១.៥៧៤)	-	-	(៥១.៥៧៤)
សំវិធានធនបាត់បង់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១២៣.៨២១	-	-	១២៣.៨២១
គិតជាពាន់រៀល	៥០៤.៤៤៧	-	-	៥០៤.៤៤៧

(*) ផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល EAD និង PD ក្នុងអំឡុងឆ្នាំ គឺកើតឡើងពីការដាក់បញ្ចូលព័ត៌មាន ទៅក្នុងគំរូថ្មីៗជាប្រចាំ។

ដំណាក់កាលទី១ ដំណាក់កាលទី២ ដំណាក់កាលទី៣				
	ECL ១២ ខែ	ECL ពេញមួយអាជ្ញាកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាជ្ញាកាល-ថយចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ចំនួនមានហានិភ័យ				
ចំនួនមានហានិភ័យ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	៣០៥.៧៨៤.៩០០	-	-	៣០៥.៧៨៤.៩០០
បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា៖				
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-
ហានិភ័យថ្មី	២២៤.៦៩០.២០៤	-	-	២២៤.៦៩០.២០៤
ហានិភ័យ ដែលត្រូវបានឈប់កត់ត្រា ឬហួសកាលកំណត់	(១៩៩.៣៩៤.០២០)	-	-	(១៩៩.៣៩៤.០២០)
តម្លៃយោងដុល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៣៣១.០៨១.០៨៤	-	-	៣៣១.០៨១.០៨៤
គិតជាពាន់រៀល	១.៣៤៨.៨២៤.៣៣៦	-	-	១.៣៤៨.៨២៤.៣៣៦

ដំណាក់កាលទី១ ដំណាក់កាលទី២ ដំណាក់កាលទី៣				
	ECL ១២ ខែ	ECL ពេញមួយអាជ្ញាកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាជ្ញាកាល-ថយចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការខាតឥណទានរំពឹងទុក				
សំវិធានធនបាត់បង់ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	១៦១.៣៩៤	-	-	១៦១.៣៩៤
បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា៖				
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-
ការវាស់វែងសំវិធានធនបាត់បង់ឡើងវិញសុទ្ធ (*)	(៥.១១៨)	-	-	(៥.១១៨)
ហានិភ័យថ្មី	៧.៧៩៩	-	-	៧.៧៩៩
ហានិភ័យ ដែលត្រូវបានឈប់កត់ត្រា ឬហួសកាលកំណត់	(៩៨.៤៧៣)	-	-	(៩៨.៤៧៣)
បម្រែបម្រួលការប្តូររូបិយប័ណ្ណ និងផ្សេងៗ	៩	-	-	៩
សំវិធានធនបាត់បង់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៦៥.៦១១	-	-	៦៥.៦១១
គិតជាពាន់រៀល	២៦៥.៣៩៦	-	-	២៦៥.៣៩៦

(*) ផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល EAD និង PD ក្នុងអំឡុងឆ្នាំ គឺកើតឡើងពីការដាក់បញ្ចូលព័ត៌មាន ទៅក្នុងគំរូថ្មីៗជាប្រចាំ។

ដំណាក់កាលទី១ ដំណាក់កាលទី២ ដំណាក់កាលទី៣				
	ECL ១២ ខែ	ECL ពេញមួយអាជ្ញាកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាជ្ញាកាល-ថយចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ចំនួនមានហានិភ័យ				
ចំនួនមានហានិភ័យ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	២៤១.១២១.០២៥	-	-	២៤១.១២១.០២៥
បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា៖				
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-
ហានិភ័យថ្មី	១៥០.៦២៥.៩២០	-	-	១៥០.៦២៥.៩២០
ហានិភ័យ ដែលត្រូវបានឈប់កត់ត្រា ឬហួសកាលកំណត់	(៨៥.៩៦២.០៤៥)	-	-	(៨៥.៩៦២.០៤៥)
តម្លៃយោងដុល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៣០៥.៧៨៤.៩០០	-	-	៣០៥.៧៨៤.៩០០
គិតជាពាន់រៀល	១.២៣៦.៨៩៩.៩២១	-	-	១.២៣៦.៨៩៩.៩២១

(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន

(i) វិភាគតាមតំបន់ភូមិសាស្ត្រ

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដុលរូបស់វា ដោយចាត់ថ្នាក់តាមតំបន់ភូមិសាស្ត្រ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ក្នុងតារាងនេះ ធនាគារ បានបែងចែកហានិភ័យ ទៅតាមប្រទេសនីមួយៗ ដោយផ្អែកតាមប្រទេសនៃភាគីដៃគូរបស់ខ្លួន។

	ប្រទេសកម្ពុជា	ប្រទេសម៉ាឡេស៊ី	ប្រទេសថៃឡង់	សហរដ្ឋអាមេរិក	ប្រទេសសិង្ហបុរី	ប្រទេសឥណ្ឌូនេស៊ី	ប្រទេសផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១								
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ	៤៦.៤៩៨.២៣៩	៥១.៥៥៥.៦៧១	៨៥៩.៣០៤	៣០.៣៦៤.២៤៥	៣២.០៥២	៨.៦១៤	១២.៨៩១	១២៩.៣៣១.០១៦
ឥណទាន និងបុរេប្រទាន វាស់វែងតាមថ្លៃដើមដករំលស់	៩២៤.២៨២.៩៧៤	-	-	-	-	-	-	៩២៤.២៨២.៩៧៤
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៧១៤.០៣៦	១០៨.៩៧៩	៤៥៧	-	៥៧.៧៧៤	១.១៥៦	២.៣៩១	៨៨៤.៧៩៣
ធានាធនាគារ និងលិខិតឥណទាន	២៤១.៤២៦.៩៤០	-	-	-	-	-	-	២៤១.៤២៦.៩៤០
ចំណែកដែលមិនទាន់បាន ប្រើប្រាស់នៃឥណទានវិបារូបន៍	៦៣.៩៩៣.១៣៩	-	-	-	-	-	-	៦៣.៩៩៣.១៣៩
ចំណែកដែលមិនទាន់បាន ប្រើប្រាស់នៃប័ណ្ណឥណទាន	១០.៧៨៦.៣៩៣	-	-	-	-	-	-	១០.៧៨៦.៣៩៣
កិច្ចសន្យាឥណទានមានកាលកំណត់	១៤.៨៧៤.៦១២	-	-	-	-	-	-	១៤.៨៧៤.៦១២
តម្លៃយោងដុល	១.៣០២.៥៧៦.៣៣៣	៥១.៦៦៤.៦៥០	៨៥៩.៧៦១	៣០.៣៦៤.២៤៥	៨៩.៨២៦	៩.៧៧០	១៥.២៨២	១.៣៨៥.៥៧៩.៨៦៧
ដក៖ សំវិធានធន សម្រាប់ការ ខាតឥណទានរំពឹងទុក	(៤.៧៩៥.០៩៤)	(១០.៨០៧)	(១៨០)	(៦.៣៦៥)	(៧)	(២)	(២)	(៤.៨១២.៤៥៧)
តម្លៃយោងសុទ្ធ	១.២៩៧.៧៨១.២៣៩	៥១.៦៥៣.៨៤៣	៨៥៩.៥៨១	៣០.៣៥៧.៨៨០	៨៩.៨១៩	៩.៧៦៨	១៥.២៨០	១.៣៨០.៧៦៧.៤១០
គិតជាពាន់រៀល	៥.២៨៧.១៦០.៧៦៨	២១០.៤៣៧.៧៥៦	៣.៥០១.៩៣៣	១២៣.៦៧៨.០០៣	៣៦៥.៩២៣	៣៩.៧៩៥	៦២.២៥០	៥.៦២៥.២៤៦.៤២៤
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០								
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ	៣៥.០០០.៤២៧	២០.៥៩៧.៤៨៨	៣២១.០៩៦	៩.៥៩៣.៣៧៨	២៨៩.១១៤	១៤.២០១	២១២.៥៩៩	៦៦.០២៨.៣០៣
ឥណទាន និងបុរេប្រទាន វាស់វែងតាមថ្លៃដើមដករំលស់	៨៥០.៦៤៧.០៥៧	-	-	-	-	-	-	៨៥០.៦៤៧.០៥៧
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៨០១.៤៤៥	៧៣.២៩៧	-	-	១៦.៥១៣	-	២០៣	៨៩១.៤៥៨
ធានាធនាគារ និងលិខិតឥណទាន	២២៤.៦៧១.៩១៦	-	-	-	-	-	-	២២៤.៦៧១.៩១៦
ចំណែកដែលមិនទាន់បាន ប្រើប្រាស់នៃឥណទានវិបារូបន៍	៦៧.៨០៥.៤៣៦	-	-	-	-	-	-	៦៧.៨០៥.៤៣៦
ចំណែកដែលមិនទាន់បាន ប្រើប្រាស់នៃប័ណ្ណឥណទាន	១០.៦៧៨.៩៦៨	-	-	-	-	-	-	១០.៦៧៨.៩៦៨
កិច្ចសន្យាឥណទានមានកាលកំណត់	២.៦២៨.៥៨០	-	-	-	-	-	-	២.៦២៨.៥៨០
តម្លៃយោងដុល	១.១៥២.២៣៣.៨២៩	២០.៦៧០.៧៨៥	៣២១.០៩៦	៩.៥៩៣.៣៧៨	៣០៥.៦២៧	១៤.២០១	២១២.៨០២	១.២២៣.៣៥១.៧១៨
ដក៖ សំវិធានធន សម្រាប់ការ ខាតឥណទានរំពឹងទុក	(៣.៦៨៥.៧៧៣)	(៩៤)	(១៥)	-	(៥)	(១)	(៨)	(៣.៦៨៥.៨៩៦)
តម្លៃយោងសុទ្ធ	១.១៤៨.៥៤៨.០៥៦	២០.៦៧០.៦៩១	៣២១.០៨១	៩.៥៩៣.៣៧៨	៣០៥.៦២២	១៤.២០០	២១២.៧៩៤	១.២១៩.៦៦៥.៨២២
គិតជាពាន់រៀល	៤.៨០៧.៦៧៦.៨៨៧	៨៣.៦១២.៩៤៥	១.២៩៨.៧៧៣	៣៨.៨០៥.២១៤	១.២៣៦.២៤១	៥៧.៤៣៩	៨៦០.៧៥២	៤.៩៣៣.៥៤៨.២៥១

របាយការណ៍ហិរញ្ញវត្ថុ
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(ii) វិភាគតាមប្រភេទអាជីវកម្ម

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដុលរបស់វា ដកការថយចុះតម្លៃ ប្រសិនបើមាន ដោយចាត់ថ្នាក់តាមវិស័យអាជីវកម្មរបស់ភាគីដៃគូ។

២០២១					២០២០				
	ប្រាក់បញ្ញើ និង ការដាក់ប្រាក់នៅ ធនាគារផ្សេងៗ	ឥណទាន និង បុរេប្រទានវាស់វែង តាមថ្លៃដើម ដកវិលស	ទ្រព្យសកម្ម ផ្សេងៗ	ខ្ទង់ក្រៅតារាង តុល្យការ	ប្រាក់បញ្ញើ និង ការដាក់ប្រាក់នៅ ធនាគារផ្សេងៗ សរុប	ឥណទាន និង បុរេប្រទានវាស់វែង តាមថ្លៃដើម ដកវិលស	ទ្រព្យសកម្ម ផ្សេងៗ	ខ្ទង់ក្រៅតារាង តុល្យការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	១២៩.៣៣១.០១៦	៥៩.៦១៤.២៤៤	១៣២.៤៦៧	៤១២.៧៣០	១៨៩.៤៩០.៤៥៧	៦៦.០២៨.៣០៣	៦៤.៩៥៥.៦៤២	៨៧.១៥៣	១៣៥.៧៣៦.៣៣៥
ឥណទានទិញគេហដ្ឋាន	-	២៤៤.៦០៤.៥៨៣	៦៩៥.២៧៧	៩១៧.៤១៦	២៤៦.២១៧.២៧៦	-	២៣៤.៣៨៨.០៦២	៦៤៧.៥០០	២៣៥.៥៥៤.៤៧៤
លក់ដុំ និងលក់រាយ	-	១៨០.២១៤.៥០០	-	៨៥.៤១២.០៩៣	២៦៥.៦២៦.៥៩៣	-	១៥៣.៦៤២.៨៨៥	-	២២១.១០០.៧៣៤
នាំចូល និងនាំចេញ	-	១៤៧.៥១២.០៣៤	-	១៦៩.១៨៥.៤០១	៣១៦.៦៩៧.៤៣៥	-	១៤៣.៩៨០.៧៣៥	-	៣០២.៨៥១.២៥៧
ផលិតកម្ម	-	៦៤.៥២៩.៧៨៤	-	២៨.៦៧៦.០៤៩	៩៣.២០៥.៨៣៣	-	៥៤.៦៨១.៧៦៣	-	៧៧.៧១៤.៤១៥
សេវាហិរញ្ញវត្ថុ ធានារ៉ាប់រង អចលនទ្រព្យ និងអាជីវកម្ម	-	៥២.៣៣៧.៩៤៦	-	២.២៧៤.៩៥៧	៥៤.៦១២.៩០៣	-	៤១.៨១៦.៤៣៥	-	៤៣.៤៦៣.៩២៧
សេវាមិនមែនហិរញ្ញវត្ថុផ្សេងៗ	-	៥៨.៣១៨.៤៣៨	-	៧.៤៧២.៨១៥	៦៥.៧៩១.២៥៣	-	៤៥.៦៣៣.៦០៦	-	៤៧.៨៨១.៧៨៣
សំណង់	-	៦០.១៦០.៣៩១	-	២៨.១១៨.០២៨	៨៨.២៧៨.៤១៩	-	៥៤.៥៧៣.១៤៨	-	៨២.០៩០.៩៧៤
ការដឹកជញ្ជូន ឃ្លាំងទំនិញ និងទំនាក់ទំនង	-	១៨.៤០៧.២១៣	-	៥.១១២.១៤៨	២៣.៥១៩.៣៦១	-	២២.៦៣៣.៣៥៦	-	២៦.៤៣២.៧៣៤
អគ្គិសនី ហ្គាស និងទឹកស្អាត	-	១២.៤៥០.៤៨១	៩.៨៧៥	៩៤២.២៣៨	១៣.៤០២.៥៩៤	-	៦.៩៨២.១៣០	៩.៩៤៥	៧.៣៥៩.១៥៥
កសិកម្ម	-	១.២៣៤.២៨១	-	១៤៣.០៨៧	១.៣៧៧.៣៦៨	-	-	-	១.៩១៤.២២៩
ផ្សេងៗ	-	២៤.៨៩៩.០៧៩	៤៧.១៧៤	២.៤១៤.១២២	២៧.៣៦០.៣៧៥	-	២៧.៣៥៩.២៩៥	១៤៦.៨៦០	៤១.២៥១.៧០១
តម្លៃយោងដុល	១២៩.៣៣១.០១៦	៩២៤.២៨២.៩៧៤	៨៨៤.៧៩៣	៣៣១.០៨១.០៨៤	១.៣៨៥.៥៧៩.៨៦៧	៦៦.០២៨.៣០៣	៨៥០.៦៤៧.០៥៧	៨៩១.៤៥៨	៣០៥.៧៨៤.៩០០
ដក៖ សំវិធានធន សម្រាប់ការ ខាតឥណទានរំពឹងទុក	(២៧.១០៩)	(៤.៦៦១.៥២៧)	-	(១២៧.៨២១)	(៤.៨១២.៤៥៧)	(១៣.៤៣៤)	(៣.៦០៦.៨៥១)	-	(៣.៦៨៥.៨៩៦)
តម្លៃយោងសុទ្ធ	១២៩.៣០៣.៩០៧	៩១៩.៦២១.៤៤៧	៨៨៤.៧៩៣	៣៣០.៩៥៣.២៦៣	១.៣៨០.៧៦៧.៤១០	៦៦.០១៤.៨៦៩	៨៤៧.០៤០.២០៦	៨៩១.៤៥៨	៣០៥.៧១៩.០០៤
គិតជាពាន់រៀល	៥២៦.៧៨៤.១១៧	៣.៧៤៦.៥៣៧.៧៧៥	៣.៦០៤.៦៤៧	១.៣៤៨.៣១៩.៨៨៩	៥.៦២៥.២៤៦.៤២៨	២៦៧.០៣០.១៤៥	៣.៤២៦.២៧៧.៦៣៣	៣.៦០៥.៩៤៨	១.២៣៦.៦៣៤.៥២៥

(៨) ការរឹបអូសទ្រព្យបញ្ចាំ

ទ្រព្យសម្បត្តិដែលបានរឹបអូសត្រូវលក់ចេញឲ្យបានឆាប់ តាមដែលអាចធ្វើបាន។ ធនាគារមិនប្រើប្រាស់ទ្រព្យបញ្ចាំដែលបានរឹបអូស សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទេ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារមិនបានរឹបអូសទ្រព្យសម្បត្តិ ដែលបានដាក់ជាវត្ថុបញ្ចាំនោះទេ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៖ សូន្យ)។

(៧) ការវិភាគភាពប្រែប្រួល

ធនាគារបានធ្វើការប៉ាន់ស្មានភាពប្រែប្រួល ECL លើឥណទាន បុរេប្រទាន និងហិរញ្ញប្បទាន ដោយផ្អែកទៅតាមបម្រែប្រួលនៃអញ្ញត្រសេដ្ឋកិច្ចសំខាន់ៗ។ កត្តានៃការប្រែប្រួលដែលបានប្រើ គឺជាការសន្មតនានា ដែលផ្អែកទៅតាមការផ្លាស់ប្តូរប្រសិទ្ធភាពនៃអញ្ញត្រសំខាន់ៗ ដើម្បីព្យាករណ៍ផលប៉ះពាល់ចំពោះ ECL របស់ធនាគារ។

ការវិភាគត្រូវបានកំណត់ផ្អែកទៅតាមបម្រែបម្រួលជាមធ្យមក្នុងរយៈពេលបីឆ្នាំចុងក្រោយ នៃផលិតផលក្នុងស្រុកសរុប ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ដែលមានការប្រែប្រួលចំនួន ១%។

របាយការណ៍ហិរញ្ញវត្ថុ
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សមមូលជាប្រាក់ដុល្លារអាមេរិក										
	ដុល្លារអាមេរិក	រៀល	អឺរ៉ូ	បាត	ដុល្លារអូស្ត្រាលី	ដុល្លារសិង្ហបុរី	ធាន	រឹងហ្គ្រីត	ផ្សេងៗ	សរុប
បំណុលភតិសន្យា	៦.៩៨៧.៧៨២	-	-	-	-	-	-	-	-	៦.៩៨៧.៧៨២
បំណុលហិរញ្ញវត្ថុផ្សេងៗ	១១.០៤៨.១២៦	៣០៤.៧៦០	៣៥២.៨១៨	៧៦៩.៧០០	-	៩១.៦៨១	-	៣២៧.៤៨៥	២.៥៣៦	១២.៨៩៧.១០៦
បំណុលហិរញ្ញវត្ថុសរុប	១០.៩០.៥៥៨.២៧៥	៧៨.៦២០.៥៤៨	២.១១៣.៨៩១	៨៤៧.០៣៦	១៧.០៤២.២២៩	១៧២.៨០៧	១៨៣.៩២២	៣២៧.៤៨៥	៣៦០.០០៧	១.១៩០.៣០៦.២០០
ស្ថានភាពសុទ្ធ	២៦.៩២០.០៥១	៤៤.៦៨៧.២១៤	៥២៧.១៣៣	(២៧.៨៧០)	(៣៤.៩៣៣)	(៨៤.៤០៨)	៥.៤៦៥	(១២៩.៨៣១)	១៦.៨៦៤	៧១.៨៧៩.៦៨៥
គិតជាពាន់រៀល	១០៩.៦៧២.២៨៨	១៨២.០៥៥.៧១០	២.១៤៧.៥៤០	(១១៣.៥៤២)	(១៤២.៣១៧)	(៣៤៣.៨៧៨)	២២.២៦៤	(៥២៨.៩៣១)	៦៨.៧០៣	២៩២.៨៣៧.៨៣៧
ខ្ទង់ក្រៅតារាងតុល្យការ										
ធានាធនាគារ និងលិខិតឥណទាន	២៤១.៤២៦.៩៤០	-	-	-	-	-	-	-	-	២៤១.៤២៦.៩៤០
ចំណែកដែលមិនទាន់បានប្រើប្រាស់នៃឥណទានវិបារូបន៍	៦៣.៣៨២.០១១	៦១១.១២៨	-	-	-	-	-	-	-	៦៣.៩៩៣.១៣៩
ចំណែកដែលមិនទាន់បានប្រើប្រាស់នៃប័ណ្ណឥណទាន	១០.៧៨៦.៣៩៣	-	-	-	-	-	-	-	-	១០.៧៨៦.៣៩៣
កិច្ចសន្យាឥណទានមានកាលកំណត់	១៤.៥៦៤.៩២៧	៣០៩.៦៨៥	-	-	-	-	-	-	-	១៤.៨៧៤.៦១២
	៣៣០.១៦០.២៧១	៩២០.៨១៣	-	-	-	-	-	-	-	៣៣១.០៨១.០៨៤
គិតជាពាន់រៀល	១.៣៤៥.០៧២.៩៤៤	៣.៧៥១.៣៩២	-	-	-	-	-	-	-	១.៣៤៨.៨២៤.៣៣៦
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០										
ទ្រព្យសកម្មហិរញ្ញវត្ថុ										
សាច់ប្រាក់ក្នុងដៃ	៨៦.០៧៩.០៨២	៣.៣៧២.៤៤៨	-	-	-	-	-	-	-	៨៩.៤៥១.៥៣០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	១៨១.៩៣៩.៣០០	៣០.០៥៦.៣៩៩	-	-	-	-	-	-	-	២១១.៩៩៥.៦៩៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៥៩.៣៧១.៦៨៤	១.០២២.២៣៥	៣.៦៥២.៧៣៩	៣២១.១២១	៥៣០.៨៧០	២៨៩.២៤៩	១៥៨.៧៩៨	១៣២.៤៦៩	៥៣៥.៧០៤	៦៦.០១៤.៨៦៩
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	៧៥៦.៦២៩.៩១២	៩០.៤១០.២៩៤	-	-	-	-	-	-	-	៨៤៧.០៤០.២០៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៨២៦.៥៧១	១៨.១០០	១២.១០៣	-	-	១៦.៥១៣	៨.៨៨៨	៩.១៤៣	១៨០	៨៩១.៤៥៤
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.០៨៤.៨៤៦.៥៤៩	១២៤.៨៧៩.៤៧៦	៣.៦៦៤.៨៨២	៣២១.១២១	៥៣០.៨៧០	៣០៥.៧៦២	១៦៧.៦៤៦	១៤១.៦១២	៥៣៥.៨៨៤	១.២១៤.៣៩៣.៧៦២
បំណុលហិរញ្ញវត្ថុ										
ប្រាក់បញ្ញើរបស់ធនាគារ	១២៣.៥៥៦.៤៧៥	១១.១៣០.៣៥៣	៨១១.៩៩៥	២.៣៥៩	-	-	-	-	-	១៣៥.៥០១.១៨២
ប្រាក់បញ្ញើរបស់អតិថិជន	៨៦៣.៤៥៧.២៥២	៣០.៣៨៤.០៤០	១.២៦៦.៤៣១	៤៣.១៨៤	៥១១.៨១១	៤៣.៩១៣	១៦៦.៤៥៥	-	២៥.៧៧២	៨៩៥.៨៩៨.៨៨៨
ប្រាក់កម្ចី	៦៨៥.៥៨៣	៦៣.៥៦៧.៧៨៥	-	-	-	-	-	-	-	៦៤.២៥៣.៣២៨
អនុបំណុល	៤៧.៤១១.០០០	-	-	-	-	-	-	-	-	៤៧.៤១១.០០០
បំណុលភតិសន្យា	៥.៣៨១.៥៩៨	-	-	-	-	-	-	-	-	៥.៣៨១.៥៩៨
បំណុលហិរញ្ញវត្ថុផ្សេងៗ	៩.២៩៨.៧៧៤	១២២.៧២៧	១.៥១៣.៨១៥	១៣៨.៣៧២	-	២៩៦.២៥៤	-	២១៣.៣៩៧	៤៧៩.៥៣៨	១២.០៦២.៨៧៧
បំណុលហិរញ្ញវត្ថុសរុប	១.០៨៥.៧៩០.៦៨២	១០៥.២០៤.៨៦៥	៣.៥៩២.២៤១	១៨៣.៩១៥	៥១១.៨១១	៣៤០.១៦៧	១៦៦.៤៥៥	២១៣.៣៩៧	៥០៥.៣១០	១.១៦០.៥០៨.៨៤៣
ស្ថានភាពសុទ្ធ	៣៥.០៥៥.៨៦៧	១៩.៦៧៤.៦១១	៧២.៦០១	១៣៧.២០៦	១៩.០៥៩	(៣៤.៤០៥)	១.១៩១	(៧១.៧៨៥)	៣០.៥៧៤	៥៤.៨៨៨.៩១៩
គិតជាពាន់រៀល	១៤១.៨០០.៩៨២	៣៩.៥៨៣.៨០១	២៩៣.៦៧១	៥៥៤.៩៩៨	៧៧.០៩៤	(១៣៩.១៦៨)	៤.៨១៨	(២៩០.៣៧០)	១២៣.៦៧១	២២២.០០៩.៤៩៧
ខ្ទង់ក្រៅតារាងតុល្យការ										
ធានាធនាគារ និងលិខិតឥណទាន	២០៧.៤០០.០២១	-	-	-	១៧.២៧១.៨៩៥	-	-	-	-	២២៤.៦៧១.៩១៦
ចំណែកដែលមិនទាន់បានប្រើប្រាស់នៃឥណទានវិបារូបន៍	៦៦.៨០៥.៥៦៣	៩៩៩.៨៧៤	-	-	-	-	-	-	-	៦៧.៨០៥.៤៣៧
ចំណែកដែលមិនទាន់បានប្រើប្រាស់នៃប័ណ្ណឥណទាន	១០.៦៧៨.៩៦៨	-	-	-	-	-	-	-	-	១០.៦៧៨.៩៦៨
កិច្ចសន្យាឥណទានមានកាលកំណត់	២.៣០៩.៦៦៨	៣១៨.៩១១	-	-	-	-	-	-	-	២.៦២៨.៥៧៩
	២៨៧.១៩៤.២២០	១.៣១៨.៧៨៥	-	-	១៧.២៧១.៨៩៥	-	-	-	-	៣០៥.៧៨៤.៩០០
គិតជាពាន់រៀល	១.១៦១.៧០០.៦២១	៥.៣៣៤.៤៨៥	-	-	៦៩.៨៦៤.៨១៥	-	-	-	-	១.២៣៦.៨៩៩.៩២១

ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)

ធនាគារប្រឈមមុខនឹងហានិភ័យ ចំពោះផលប៉ះពាល់នៃការផ្លាស់ប្តូរអត្រាប្តូរប្រាក់ ចំពោះរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារ។ តារាងខាងក្រោមបង្ហាញពីរចនាសម្ព័ន្ធសំខាន់នៃហានិភ័យការប្តូររូបិយប័ណ្ណរបស់ធនាគារ៖

	២០២១	២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្ម/(បំណុល)		
រៀល	៤៤.៦៨៧.២១៤	១៩.៦៧៤.៦១១
អីវ៉ូ	៥២៧.១៣៣	៧២.៦០១
បាត	(២៧.៨៧០)	១៣៧.២០៦
ដុល្លារអូស្ត្រាលី	(៣៤.៩៣៣)	១៩.០៥៩
ដុល្លារសិង្ហបុរី	(៨៤.៤០៨)	(៣៤.៤០៥)
ផោន	៥.៤៦៥	១.១៩១
រឹងហ្គីត	(១២៩.៨៣១)	(៧១.៧៨៥)
ផ្សេងៗ	១៦.៨៦៤	៣០.៥៧៤
	៤៤.៩៥៩.៦៣៤	១៩.៨២៩.០៥២
គិតជាពាន់រៀល	១៨៣.១៦៥.៥៤៩	៨០.២០៨.៥១៥

ដូចបានបង្ហាញក្នុងតារាងខាងលើ ធនាគារប្រឈមមុខនឹងហានិភ័យ ចំពោះការផ្លាស់ប្តូរអត្រាប្តូរប្រាក់ដុល្លារអាមេរិក ធៀបនឹងប្រាក់រៀល។ ភាពប្រែប្រួលនៃចំណេញ-ខាត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ភាគច្រើនកើតមកពីឧបករណ៍ហិរញ្ញវត្ថុជាប្រាក់រៀល។

ការវិភាគខាងក្រោមផ្អែកទៅតាមការសន្មតថា អត្រាប្តូរប្រាក់រៀលបានកើនឡើង ឬថយចុះ ១% ដែលផ្អែកទៅតាមបម្រែបម្រួលជាមធ្យម ក្នុងរយៈពេលបីឆ្នាំចុងក្រោយ នៃអត្រាប្តូរប្រាក់គិតជាមធ្យមពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។

ការវិភាគពីហានិភ័យ ដើម្បីវាយតម្លៃអំពីផលប៉ះពាល់ ១% នៃការផ្លាស់ប្តូរអត្រាប្តូរប្រាក់ ចំពោះចំណេញ-ខាត មានដូចខាងក្រោម៖

ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)

	២០២១		២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ថយចុះ				
១%				
រៀល	៣៦១.១០៩	១.៤៧១.១៥៨	១៥៨.៩៨៧	៦៤៣.១០២
អីវ៉ូ	៤.២៦០	១៧.៣៥៥	៥៨៧	២.៣៧៤
បាត	(២២៥)	(៩១៧)	១.១០៩	៤.៤៨៦
ដុល្លារអូស្ត្រាលី	(២៨២)	(១.១៤៩)	១៥៤	៦២៣
ដុល្លារសិង្ហបុរី	(៦៨២)	(២.៧៧៨)	(២៧៨)	(១.១២៥)
ផោន	៤៤	១៧៩	១០	៤០
រឹងហ្គីត	(១.០៤៩)	(៤.២៧៤)	(៥៨០)	(២.៣៤៦)
ផ្សេងៗ	១៣៥	៥៥០	២៤៦	៩៩៥
	៣៦៣.៣១០	១.៤៨០.១២៤	១៦០.២៣៥	៦៤៨.១៤៩
កើនឡើង				
១%				
រៀល	(៣៥៣.៩៥៨)	(១.៤៤២.០២៥)	(១៥៥.៨៣៩)	(៦៣០.៣៦៩)
អីវ៉ូ	(៤.១៧៥)	(១៧.០០៩)	(៥៧៥)	(២.៣២៦)
បាត	២២១	៩០០	(១.០៨៧)	(៤.៣៩៧)
ដុល្លារអូស្ត្រាលី	២៧៧	១.១២៨	(១៥១)	(៦១១)
ដុល្លារសិង្ហបុរី	៦៦៩	២.៧២៦	២៧៣	១.១០៤
ផោន	(៤៣)	(១៧៥)	(៩)	(៣៦)
រឹងហ្គីត	១.០២៨	៤.១៨៨	៥៦៩	២.៣០២
ផ្សេងៗ	(១៣៥)	(៥៥០)	(២៤៣)	(៩៨៣)
	(៣៥៦.១១៦)	(១.៤៥០.៨១៧)	(១៥៧.០៦២)	(៦៣៥.៣១៦)

របាយការណ៍ហិរញ្ញវត្ថុ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(ខ) ហានិភ័យតម្លៃ

ធនាគារមិនប្រឈមមុខនឹងហានិភ័យតម្លៃមូលបត្រទេ ដោយសារធនាគារមិនមានការវិនិយោគ ឬកាន់កាប់ការវិនិយោគ ដែលត្រូវបានចាត់ថ្នាក់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ តាមតម្លៃសមស្របទេ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលធ្វើឲ្យមានការប្រែប្រួលលំហូរសាច់ប្រាក់ នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប គឺជាហានិភ័យដែលធ្វើឲ្យមានការប្រែប្រួលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ កម្រិតនៃការប្រាក់អាចកើនឡើង ដោយសារលទ្ធផលនៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់ នៅក្នុងករណីដែលបម្រែបម្រួលឥតរំពឹងទុកកើតឡើង។

ធនាគារមិនមានហានិភ័យអត្រាការប្រាក់តម្លៃសមស្របទេ ដោយសារឧបករណ៍ហិរញ្ញវត្ថុត្រូវបានវាស់វែង តាមតម្លៃដើមដករំលស់។

នៅដំណាក់កាលនេះ គណៈគ្រប់គ្រងមិនមានគោលការណ៍ ដើម្បីកំណត់កម្រិតនៃភាពមិនស៊ីគ្នានៃអត្រាការប្រាក់ទេ ប៉ុន្តែគណៈគ្រប់គ្រងធ្វើការត្រួតពិនិត្យយ៉ាងទៀងទាត់ ទៅលើភាពមិនស៊ីគ្នានេះ។ ជាងនេះទៅទៀត គណៈគ្រប់គ្រងធ្វើការវិភាគ និងព្យាករយ៉ាងទៀងទាត់ ចំពោះបម្រែបម្រួលរំពឹងទុកនៃអត្រាការប្រាក់ និងរៀបចំហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ ដោយវាយតម្លៃទៅលើផលប៉ះពាល់របស់វា និងចាត់វិធានការផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងហានិភ័យអត្រាការប្រាក់។

តារាងខាងក្រោមនេះ សង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ នៅក្នុងតារាងនេះ ក៏រួមបញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារតាមតម្លៃយោង ដោយបានចាត់ថ្នាក់តាមតម្លៃ ក្នុងកិច្ចសន្យាដើមគ្រា ឬតាមកាលបរិច្ឆេទផុតកំណត់សង ដោយផ្អែកលើមូលដ្ឋានមួយណា ដែលកើតឡើងមុន។

	១ខែ	១ខែ ទៅ ៣ខែ	៣ខែ ទៅ ១២ខែ	១ឆ្នាំ ទៅ ៥ឆ្នាំ	លើស៥ឆ្នាំ	មិនមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៥៦.៧៣៧.០៤៤	៥៦.៧៣៧.០៤៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល	២៤.៦២៧.៤២៣	៥.១៥៥.៥៧០	៩.២៦៧.៥៨១	-	-	១១៦.៥៨៨.១២០	១៥៥.៦៣៨.៦៩៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ	១១១.៥០០.៥១៥	៧.០០៨.៨១៤	-	-	-	១០.៧៩៤.៥៧៨	១២៩.៣០៣.៩០៧
ឥណទាន និងបុរេប្រទាន វាស់វែងតាមថ្លៃដើមដករំលស់	១៨.៥៨០.៧៧៨	៨២.៤៣៦.២៤៤	៨៦.៦៩០.៦៣៧	២៧៥.១១១.៥១៩	៤៥៦.៨០២.២៦៩	-	៩១៩.៦២១.៤៤៧
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៨៨៤.៧៩៣	៨៨៤.៧៩៣
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១៥៤.៧០៨.៧១៦	៩៤.៦០០.៦២៨	៩៥.៩៥៨.២១៨	២៧៥.១១១.៥១៩	៤៥៦.៨០២.២៦៩	១៨៥.០០៤.៥៣៥	១.២៦២.១៨៥.៨៨៥
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ	៣២.០៨៤.២២៤	២៤.០៤៨.៥៣០	១០៦.៦៥០.២៣៤	-	-	២.៦៨៧.៤៦២	១៦៥.៤៧០.៤៥០
ប្រាក់បញ្ញើរបស់អតិថិជន	៣៩៨.៧៧២.០៣២	១៧៣.៥៥៥.៩៨៦	២០៨.២៤៤.៩៧៩	-	-	១៥០.៨៣០.៧៥២	៩៣១.៤០៣.៧៨៩
ប្រាក់កម្ចី	១១.៣២៩.៣៤៤	៥.១៥៣.៦១៨	៨.៨២៦.៥៣៩	៧៦៨.៩១១	៦៣.១០៩	-	២៦.១៤១.៥២១
អនុបំណុល	-	៣១៨.៦៧៤	៨៦.៩១៨	-	៤៧.០០០.០០០	-	៤៧.៤០៥.៥៩២
បំណុលភតិសន្យា	៩៧.៥៣១	២៥២.១៨២	៤៨១.១៦៣	៤.៧៩៧.៨០៨	១.៣៥៩.០៩៨	-	៦.៩៨៧.៧៨២
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	១២.៨៩៧.១០៦	១២.៨៩៧.១០៦
បំណុលហិរញ្ញវត្ថុសរុប	៤៤២.២៨៣.១៣១	២០៣.៣២៨.៩៩០	៣២៤.២៨៩.៨៣៣	៥.៥៦៦.៧១៩	៤៨.៤២២.២០៧	១៦៦.៤១៥.៣២០	១.១៩០.៣០៦.២០០
គំណត់តម្លៃអត្រាការប្រាក់សរុប	(២៨៧.៥៧៤.៤១៥)	(១០៨.៧២៨.៣៦២)	(២២៨.៣៣១.៦១៥)	២៦៩.៥៤៤.៨០០	៤០៨.៣៨០.០៦២	១៨.៥៨៩.២១៥	៧១.៨៧៩.៦៨៥
គិតជាពាន់រៀល	(១.១៧១.៥៧៨.១៦៧)	(៤៤២.៩៥៩.៣៤៧)	(៩៣០.២២៣.០០០)	១.០៩៨.១២៥.៥១៥	១.៦៦៣.៧៤០.៣៧៣	៧៥.៧៣២.៤៦៣	២៩២.៨៣៧.៨៣៧
ខ្ទង់ត្រូវតាងតុល្យការ							
ធានាធនាគារ និងលិខិតឥណទាន	៧៥១.៧២៧	២.៥០៧.៩០៧	២៣៨.១៦៧.៣០៦	-	-	-	២៤១.៤២៦.៩៤០
ចំណែកឥណទានវិបារបន្ថែមទាន់បានប្រើ	៦៣.៩៩៣.១៣៩	-	-	-	-	-	៦៣.៩៩៣.១៣៩
ចំណែកប័ណ្ណឥណទានមិនទាន់បានប្រើ	១០.៧៨៦.៣៩៣	-	-	-	-	-	១០.៧៨៦.៣៩៣
កិច្ចសន្យាឥណទានមានកាលកំណត់	-	-	៤.៩១២.១១៨	-	-	៩.៩៦២.៤៩៤	១៤.៨៧៤.៦១២
	៧៥៥.៥០៦.២៥៩	២.៥០៧.៩០៧	២៤៣.០៧៩.៤២៤	-	-	៩.៩៦២.៤៩៤	៣៣១.០៥៦.០៨៤
គិតជាពាន់រៀល	៣០៧.៧១៤.៣៤៩	១០.២១៧.២១៣	៩៩០.៣០៥.៥៧៣	-	-	៤០.៥៨៧.២០១	១.៣៤៨.៨២៤.៣៣៦

	១ខែ	១ខែ ទៅ ៣ខែ	៣ខែ ទៅ ១២ខែ	១ឆ្នាំ ទៅ ៥ឆ្នាំ	លើស៥ឆ្នាំ	មិនមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៨៩.៤៥១.៥៣០	៨៩.៤៥១.៥៣០
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល	២០.៨៥៥.៨៣០	១៤.២៣៤.៦៧៥	៤០.២៥៥.៩២៤	-	-	១៣៦.៦៤៩.២៧០	២១១.៩៩៥.៦៩៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ	៤១.៨៤៦.៤៣៨	១៧.០១៤.៦៥៥	-	-	-	៧.១៥៣.៧៧៦	៦៦.០១៤.៨៦៩
ឥណទាន និងបុរេប្រទាន វាស់វែងតាមថ្លៃដើមដករំលស់	១០.១៩៧.៥០៥	៥៥.៦០២.០៣៤	១០៧.៦២៩.៩៣៤	២៤៩.២២៦.៤៣៤	៤២៤.៣៨៤.២៩៩	-	៨៨៧.០៤០.២០៦
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៨៩១.៤៥៨	៨៩១.៤៥៨
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៧២.៨៩៩.៧៧៣	៨៦.៨៥១.៣៦៤	១៤៧.៨៨៥.៨៥៨	២៤៩.២២៦.៤៣៤	៤២៤.៣៨៤.២៩៩	២៣៨.១៤៦.០៣៤	១.២១៥.៣៩៣.៧៦២
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ	៦.៩០១.០០៥	៨១.៨២៥.២៨៧	៤១.៤៩៥.៤៤៤	-	-	៥.២៧៩.៤៤៦	១៣៥.៥០១.១៨២
ប្រាក់បញ្ញើរបស់អតិថិជន	៤២០.០៥៩.២៥៥	១៤០.០២៦.៦៧៦	១៩៨.១៣៦.៦៥៤	-	-	១៣៧.៦៧៦.២៧៣	៨៩៥.៨៩៨.៨៨៨
ប្រាក់កម្ចី	១០.៦៨០.៣៨៨	១៣.៩៩៤.៣១៣	៣៩.០៣៥.៧៥៤	៤៧៥.០០៦	៦៦.៨៦៧	-	៦៤.២៥៣.៣២៨
អនុបំណុល	-	៣២៤.០៨២	៨៦.៩១៨	៧.០០០.០០០	៤០.០០០.០០០	-	៤៧.៤១១.០០០
បំណុលភតិសន្យា	១១១.៤៣៧	២១៧.៦៣៤	៩១៨.២៤៥	៣.២៣០.៦៩៤	៩០៣.៥៨៨	-	៥.៣៨១.៥៩៨
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	១២.០៦២.៨៧៧	១២.០៦២.៨៧៧
បំណុលហិរញ្ញវត្ថុសរុប	៤៣៧.៧៥៣.០៨៥	២៣៦.៣៨៧.៩៩២	២៧៩.៦៧៣.០១៥	១០.៧០៥.៧០០	៤០.៩៧០.៤៥៥	១៥៥.០១៨.៥៩៦	១.១៦០.៥០៨.៨៨៣
គំណត់តម្លៃអត្រាការប្រាក់សរុប	(៣៦៤.៨៥៣.៣១២)	(១៤៩.៥៣៦.៦២៨)	(១៣១.៧៨៧.១៥៧)	២៣៨.៥២០.៧៣៤	៣៨៣.៤១៣.៨៤៤	៧៩.១២៧.៤៣៨	៥៤.៨៨៤.៩១៩
គិតជាពាន់រៀល	(១.៤៧៥.៨៣១.៦៤៧)	(៦០៤.៨៧៥.៦៦០)	(៥៣៣.០៧៩.០៥០)	៩៦៤.៨១៦.៣៦៩	១.៥៥០.៩០៨.៩៩៨	៣២០.០៧០.៤៨៧	២២២.០០៩.៤៩៧
ខ្ទង់ក្រៅតារាងតុល្យការ							
លិខិតធានាធនាគារ និងលិខិតឥណទាន	២២៤.៦៧១.៩១៦	-	-	-	-	-	២២៤.៦៧១.៩១៦
ចំណែកឥណទានវិបារូបន៍មិនទាន់បានប្រើ	៦៧.៨០៥.៤៣៧	-	-	-	-	-	៦៧.៨០៥.៤៣៧
ចំណែកប័ណ្ណឥណទានមិនទាន់បានប្រើ	១០.៦៧៨.៩៦៨	-	-	-	-	-	១០.៦៧៨.៩៦៨
កិច្ចសន្យាឥណទានមានកាលកំណត់	២.៦២៨.៥៧៩	-	-	-	-	-	២.៦២៨.៥៧៩
	៣០៥.៧៨៤.៩០០	-	-	-	-	-	៣០៥.៧៨៤.៩០០
គិតជាពាន់រៀល	១.២៣៦.៨៩៩.៩២១	-	-	-	-	-	១.២៣៦.៨៩៩.៩២១

ការវិភាគភាពប្រែប្រួល

ការវិភាគភាពប្រែប្រួលនៃអត្រាការប្រាក់ បង្ហាញពីផលប៉ះពាល់លើចំណេញក្រោយបង់ពន្ធ និងមូលធននៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់អថេរ និងទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ថេរ វាស់វែងតាមតម្លៃសមស្រប។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលមានការប្រាក់របស់ធនាគារ ត្រូវបានចុះកិច្ចសន្យា ក្រោមអត្រាការប្រាក់ថេរ។ ដូចនេះ ធនាគារមិនមានហានិភ័យ ចំពោះការផ្លាស់ប្តូរអត្រាការប្រាក់ ក្នុងពេលអនាគតទេ។

៣.៥.៣ ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់ តាមកាលកំណត់សងចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាមិនមានលទ្ធភាពបំពេញមូលនិធិវិញបាន នៅពេលដែលបានដកមកប្រើប្រាស់រួចហើយ។ ផលវិបាកនេះ អាចបណ្តាលឲ្យធនាគារមិនអាចបំពេញកាតព្វកិច្ចសងប្រាក់ទៅអ្នកផ្ញើប្រាក់ និងកង្វះសាច់ប្រាក់ដើម្បីឲ្យអតិថិជនខ្ចី។

(ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

គណៈគ្រប់គ្រងតាមដានសាច់ប្រាក់ងាយស្រួល ក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុល ដែលមានកាលកំណត់។ ការត្រួតពិនិត្យ និងការធ្វើរបាយការណ៍ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាការត្រួតពិនិត្យ លើស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ ហើយនិងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ ប្រចាំសប្តាហ៍ និងប្រចាំខែជាលំដាប់ ដោយសារវាជារយៈពេលគន្លឹះ ក្នុងការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រង តាមដានអំពីបម្រែបម្រួលនៃអ្នកផ្ញើប្រាក់សំខាន់ៗ និងគម្រោងនៃការដកសាច់ប្រាក់របស់ពួកគេ។

របាយការណ៍ហិរញ្ញវត្ថុ
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(ខ) ដំណើរការប្រភពទុន

ប្រភពសាច់ប្រាក់ងាយស្រួលចម្បងរបស់ធនាគារបានមកពីដើមទុនបានបង់របស់ភាគទុនិក ប្រាក់កម្ចី អនុបំណុល និងប្រាក់បញ្ញើរបស់ធនាគារ និងអតិថិជន។ គណៈគ្រប់គ្រង ត្រួតពិនិត្យប្រភពសាច់ប្រាក់ងាយស្រួលប្រចាំថ្ងៃយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យលើកាលកំណត់នៃប្រាក់បញ្ញើមានកាលកំណត់ និងអ្នកផ្ញើប្រាក់សំខាន់ៗ។

(គ) លំហូរសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow)

តារាងខាងក្រោមនេះ បង្ហាញពីលំហូរសាច់ប្រាក់ត្រូវបង់ ក្រោមបំណុលហិរញ្ញវត្ថុមិននិស្សន្ទ (non-derivative financial liabilities) ដោយផ្អែកតាមកាលកំណត់លើកិច្ចសន្យា ដែលនៅសល់ នាការបរិច្ឆេទតារាងតុល្យការ។ ចំនួនទឹកប្រាក់ដែលបានលាតត្រដាង នៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែលមិនធ្វើអប្បបរមា ដោយឡែកធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល ដោយផ្អែកតាមលំហូរសាច់ប្រាក់រំពឹងទុក ដែលមិនធ្វើអប្បបរមា។

	១ខែ	១ខែ ទៅ ៣ខែ	៣ខែ ទៅ ១២ខែ	១ឆ្នាំ ទៅ ៥ឆ្នាំ	លើស៥ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	៥៦.៧៣៧.០៤៤	-	-	-	-	៥៦.៧៣៧.០៤៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល	១៤១.២១៦.៣៤៣	៥.១៥៧.២១០	៩.២៧១.៨៥២	-	-	១៥៥.៦៤៥.៤០៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ	១២២.៣២៣.៧៦៣	៧.០២០.២៥០	-	-	-	១២៩.៣៤៤.០១៣
ឥណទាន និងបុរេប្រទាន វាស់វែងតាមថ្លៃដើមដករំលស់	៣៨.៨៣៣.២៥៨	១១៣.០០៧.១០០	២១០.១៩៤.៦៤៤	២៨៣.៤២៩.៧៤៦	៥០៨.៦០៥.៨៧៣	១.១៥៤.០៧០.៦២១
ទ្រព្យសកម្មផ្សេងៗ	១០៣.១០៩	-	១៩.៨៧៨	៧៦១.៨០៦	-	៨៨៤.៧៩៣
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៣៥៩.២១៣.៥១៧	១២៥.១៨៤.៥៦០	២១៩.៤៨៦.៣៧៤	២៨៤.១៩១.៥៥២	៥០៨.៦០៥.៨៧៣	១.៤៩៦.៦៨១.៨៧៦
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ	៣៤.៧៨២.០២១	២៤.០៨២.៩៨៣	១០៧.៧៦០.៧៨៣	-	-	១៦៦.៦២៥.៧៨៧
ប្រាក់បញ្ញើរបស់អតិថិជន	៥៤៩.៦៥៦.៤៨៥	១៧៤.៦៥៣.២៣៨	២១២.៨០៤.៤២១	-	-	៩៣៧.១១៤.១៤៤
ប្រាក់កម្ចី	១១.៣៥១.៧៥៧	៥.២១៦.៥៧៨	៨.៩៨៥.០៧៥	៨០៨.៧១៦	៦៤.៤២៦	២៦.៤២៦.៥៥២
អនុបំណុល	-	៥៦៦.៨៤៣	១.២៤៩.៩២២	៧.៦៥២.៧៩២	៥២.២៥៤.១៤៤	៦១.៧២៣.៧០១
បំណុលកកស្ទះ	១៤៩.២៧១	២៩៨.៥៤២	១.២០៧.៣៦៩	៤.៨១៤.១៨១	១.៤៦៤.៩៧៣	៧.៩៣៤.៣៣៦
បំណុលហិរញ្ញវត្ថុផ្សេងៗ	១០.៩១៧.០៧៧	៣៦.១៣២	១.៩៤៣.៨៩៧	-	-	១២.៨៩៧.១០៦
បំណុលហិរញ្ញវត្ថុសរុប	៦០៦.៨៩៦.៦១១	២០៤.៨៨៤.៣១៦	៣៣៣.៩៥១.៤៦៧	១៣.២៧៥.៦៨៩	៥៣.៧៨៣.៥៤៣	១.២១២.៧២១.៦២៦
(បំណុល)/ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	(២៤៧.៦៨៣.០៩៤)	(៧៩.៦៦៩.៧៥៦)	(១១៤.៤៦៥.០៩៣)	២៧០.៩១៥.៨៦៣	៤៥៤.៨២២.៣៣០	២៨៣.៩៦០.២៥០
គិតជាពាន់រៀល	(១.០០៨.៨៩៧.៩៦៥)	(៣២៤.៥៧៤.៥៨៦)	(៤៦៦.៣៣០.៧៨៩)	១.១០៣.៧១១.២២៦	១.៨៥២.៩៤៦.១៧២	១.១៥៦.៨៥៤.០៥៩
ខ្ទង់ក្រៅតារាងតុល្យការ						
លិខិតធានាធនាគារ និងលិខិតឥណទាន	២៤១.៤២៦.៩៤០	-	-	-	-	២៤១.៤២៦.៩៤០
ចំណែកឥណទានវិបារូបន៍មិនទាន់បានប្រើ	៦៣.៩៩៣.១៣៩	-	-	-	-	៦៣.៩៩៣.១៣៩
ចំណែកប័ណ្ណឥណទានមិនទាន់បានប្រើ	១០.៧៨៦.៣៩៣	-	-	-	-	១០.៧៨៦.៣៩៣
កិច្ចសន្យាឥណទានមានកាលកំណត់	១៤.៨៧៤.៦១២	-	-	-	-	១៤.៨៧៤.៦១២
	៣៣១.០៨១.០៨៤	-	-	-	-	៣៣១.០៨១.០៨៤
គិតជាពាន់រៀល	១.៣៤៨.៨២៤.៣៣៦	-	-	-	-	១.៣៤៨.៨២៤.៣៣៦

	១ខែ	១ខែ ទៅ ៣ខែ	៣ខែ ទៅ ១២ខែ	១ឆ្នាំ ទៅ ៥ឆ្នាំ	លើស៥ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	៨៩.៤៥១.៥៣០	-	-	-	-	៨៩.៤៥១.៥៣០
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល	១៥៧.៥១០.៧០៨	១៤.២៨០.៥៦៣	៤០.៣៥៧.១៧៤	-	-	២១២.១៤៨.៤៤៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ	៤៩.០០៣.៥០៦	១៧.០៣៥.៨១៦	-	-	-	៦៦.០៣៩.៣២២
ឥណទាន និងបុរេប្រទាន វាស់វែងតាមថ្លៃដើមដករំលស់	២៨.១៣៨.០៩៣	៨៣.៩៨៥.៤២៣	២២៦.៣៤១.២៨៩	៤៥៩.៥៨៤.៥២៧	២៦៥.៨២០.២៥៩	១.០៦៣.៨៦៩.៥៩១
ទ្រព្យសកម្មផ្សេងៗ	៥៧.៨២២	៣២០	៣៤៨.៧៥៦	២៩៤.១២២	១៩០.៤៣៩	៨៩១.៤៥៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៣២៤.១៦១.៦៥៩	១១៥.៣០២.១២២	២៦៧.០៨៧.២១៩	៤៥៩.៨៧៨.៦៤៩	២៦៦.០១០.៦៩៨	១.៤៣២.៤០០.៣៧៧
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ	១២.១៨១.៦៦៣	៨២.០២៣.៤៦០	៤១.៩១៨.០១៩	-	-	១៣៦.១២៣.១៤២
ប្រាក់បញ្ញើរបស់អតិថិជន	៥៥៧.៧៨០.៨៧២	១៤០.៨១៩.១២៤	២០៣.០០៤.៨៩១	-	-	៩០១.៦០៤.៨៨៧
ប្រាក់កម្ចី	១០.៦៩២.៤៤២	១៤.១២០.៨៤៣	៣៩.៦៥៨.៦៥៤	៤៩៦.៩៣៥,០០	៦៨.១១៥,០០	៦៥.០៣៦.៩៨៩
អនុបំណុល	-	៥៦៩.៥៨៩	១.២៣៥.៣៤២	១៤.២៣៥.២៦១	៤៦.៤៣៥.០៨២	៦២.៤៧៥.២៧៤
បំណុលកកស្ទះ	១២៩.៦៥៨	២៥៩.៣១៥	១.០៥២.២៧៥	៣.៦៤១.៨២៨	៩៥៤.៧១០	៦.០៣៧.៧៨៦
បំណុលហិរញ្ញវត្ថុផ្សេងៗ	៩.៩៣០.៣០៤	១.១៤៦	២.១៣១.៤២៧	-	-	១២.០៦២.៨៧៧
បំណុលហិរញ្ញវត្ថុសរុប	៥៩០.៧១៤.៩៣៩	២៣៧.៧៩៣.៤៧៧	២៨៩.០០០.៦០៨	១៨.៣៧៤.០២៤	៤៧.៤៥៧.៩០៧	១.១៨៣.៣៤០.៩៥៥
(បំណុល)/ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	(២៦៦.៥៥៣.២៨០)	(១២២.៤៩១.៣៥៥)	(២១.៩១៣.៣៨៩)	៤៤១.៥០៤.៦២៥	២១៨.៥៥២.៧៩១	២៤៩.០៥៩.៣៩២
គិតជាពាន់រៀល	(១.០៧៨.២០៨.០១៨)	(៤៩៥.៤៧៧.៥៣១)	(៨៨.៨០១.៤៥៩)	១.៧៨៥.៨៨៦.២០៨	៨៨៤.០៤៦.០៤០	១.០០៧.៤៤៥.២៤០
ខ្ទង់ក្រៅតារាងតុល្យការ						
លិខិតធានាធនាគារ និងលិខិតឥណទាន	២២៤.៦៧១.៩១៦	-	-	-	-	២២៤.៦៧១.៩១៦
ចំណែកឥណទានវិបារូបន៍មិនទាន់បានប្រើ	៦៧.៨០៥.៤៣៦	-	-	-	-	៦៧.៨០៥.៤៣៦
ចំណែកប័ណ្ណឥណទានមិនទាន់បានប្រើ	១០.៦៧៨.៩៦៨	-	-	-	-	១០.៦៧៨.៩៦៨
កិច្ចសន្យាឥណទានមានកាលកំណត់	២.៦២៨.៥៨០	-	-	-	-	២.៦២៨.៥៨០
	៣០៥.៧៨៤.៩០០	-	-	-	-	៣០៥.៧៨៤.៩០០
គិតជាពាន់រៀល	១.២៣៦.៨៩៩.៩២១	-	-	-	-	១.២៣៦.៨៩៩.៩២១

៣៥.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

(ក) ឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប

ធនាគារមិនមានឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របទេ។

(ខ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្រប ផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

(i) ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល និងធនាគារផ្សេងៗ

តម្លៃយោងនៃប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល និងធនាគារផ្សេងៗ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើន គឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

(ii) ឥណទាន និង បុរេប្រទានអតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

របាយការណ៍ហិរញ្ញវត្ថុ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាន នាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទាន មានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទាន និងបុរេប្រទានអតិថិជនរយៈពេលវែង អាចមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វានាកាលបរិច្ឆេទរបាយការណ៍។

(iii) ប្រាក់បញ្ញើរបស់ធនាគារ និងអតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន ដែលមានកាលកំណត់តិចជាង ១ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារប្រាក់បញ្ញើទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និងអតិថិជន ដែលមានកាលកំណត់លើសពី១ឆ្នាំ ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារធនាគារបានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នា ទៅនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលកំណត់ រួមទាំងប្រាក់បញ្ញើដែលគ្មានការប្រាក់ ប្រាក់បញ្ញើដែលអាចដកបានតាមតម្រូវការ គឺជាចំនួនទឹកប្រាក់ដែលត្រូវសងនាកាលបរិច្ឆេទរបាយការណ៍។

(iv) បំណុលភតិសន្យា

តម្លៃសមស្របប៉ាន់ស្មាននៃបំណុលភតិសន្យាដែលមានកាលកំណត់តិចជាង១ឆ្នាំ ប្រហាក់ប្រហែលនឹងតម្លៃយោង។ ចំពោះបំណុលភតិសន្យាផ្សេងៗទៀត ដែលមានកាលកំណត់១ឆ្នាំ ឬច្រើនជាង តម្លៃសមស្របរបស់វាត្រូវបាន ប៉ាន់ស្មាន ផ្អែកទៅតាមលំហូរសាច់ប្រាក់អប្បបរមា ដោយប្រើអត្រាកំណើនប្រាក់កម្ចីលើទីផ្សារ។

(v) ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។

(vi) ប្រាក់កម្ចី និងអនុបំណុល

ប្រាក់កម្ចី និងអនុបំណុល មិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសមស្របរបស់វាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

៣.៥.៥ ការគ្រប់គ្រងដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង «មូលធន» ដែលបានបង្ហាញនៅលើតារាងតុល្យការ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុន ដែលកំណត់ដោយធនាគារកណ្តាល
- ការពារលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឲ្យធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងដល់ភាគីផ្សេងៗ ដែលពាក់ព័ន្ធនឹងធនាគារ និងរក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម
- ធនាគារកណ្តាលតម្រូវឲ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារយ៉ាងហោចណាស់ ឲ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធារណ អនុបាតសាច់ប្រាក់ងាយស្រួល។

តារាងខាងក្រោមនេះ សង្ខេបអំពីសមាសធាតុដើមទុនតាមច្បាប់៖

		២០២១		២០២០	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដើមទុនថ្នាក់ទី១					
ដើមទុន	៧៥.០០០.០០០	៣០៥.៥៥០.០០០	៧៥.០០០.០០០	៣០៣.៣៧៥.០០០	
ទុនបម្រុង	១៧.៥០០.០០០	៧១.២៩៥.០០០	១៧.៥០០.០០០	៧០.៧៨៧.៥០០	
ចំណេញរក្សាទុក	៤៩.៦៩១.៣៨៦	២០២.៤៤២.៧០៧	៣៧.២៩៣.៩២៧	១៥០.៩៧៦.០៣០	
ដក៖ ទ្រព្យសកម្មអរូបី	(៥៦៧.៨១៦)	(២.៣១៣.២៨២)	(៥៧៦.៨២៣)	(២.៣៣៣.២៤៩)	
ដក៖ ឥណទានផ្តល់ឲ្យភាគីពាក់ព័ន្ធ	(២.៧១៦.៨៦១)	(១១.០៦៨.៤៩២)	(១.៩២៩.០៤៦)	(៧.៨០២.៩៩១)	
	១៣៨.៩០៦.៧០៩	៥៦៥.៩០៥.៩៣៣	១២៧.២៨៨.០៥៨	៥១៥.០០២.២៩០	
ដើមទុនថ្នាក់ទី២-ដើមទុនបន្ថែម					
សំវិធានធនទូទៅ	១១.៨៨០.២៨០	៤៨.៤០០.២៦១	១០.១២៩.៥៣០	៤០.៩៧៣.៩៤៩	
អនុបំណុល	៤៧.០០០.០០០	១៩១.៤៧៨.០០០	៤៥.៦០០.០០០	១៨៤.៤៥២.០០០	
	៥៨.៨៨០.២៨០	២៣៩.៨៧៨.២៦១	៥៥.៧២៩.៥៣០	២២៥.៤២៥.៩៤៩	
	១៩៧.៧៨៦.៩៨៩	៨០៥.៧៨៤.១៩៤	១៨៣.០១៧.៥៨៨	៧៤០.៤២៨.២៣៩	

ព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ ធនាគារជាតិ នៃកម្ពុជា

សម្រាប់ដំណាច់ឆ្នាំ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

របាយការណ៍ក្រុមប្រឹក្សាភិបាល

ខ្ញុំបាទជាអភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី និងជាហត្ថលេខី សូមអះអាងថា តាមមតិយោបល់របស់ខ្ញុំបាទ ព័ត៌មានហិរញ្ញវត្ថុបន្ថែម ដែលបានភ្ជាប់មកជាមួយនេះ រួមមានការលាតត្រដាងព័ត៌មាន ទៅតាមតម្រូវការនៃប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា ត្រូវបានរៀបចំឡើង និងឆ្លុះបញ្ចាំងត្រឹមត្រូវ អំពីព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ព័ត៌មានហិរញ្ញវត្ថុ និងទិន្នន័យទាំងនេះ គឺជាការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងធនាគារ។ ព័ត៌មានហិរញ្ញវត្ថុបន្ថែមនេះ មានសង្គតិភាពជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ហើយព័ត៌មានហិរញ្ញវត្ថុនេះដែរ មិនមានការរាយការណ៍ខុសជាសារវន្តទេ។

ចុះហត្ថលេខា ដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



លោក ប៊ុន យ៉ែន
អភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២

របាយការណ៍ហិរញ្ញវត្ថុ

ព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃកម្ពុជា

ព័ត៌មានហិរញ្ញវត្ថុនេះ មិនមែនជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មទេ។

១. អនុបាតក្របខណ្ឌសន្ទនីយភាព ប្រកាសលេខ ៨៧-០១៥-៣៤៩ ប្រ.ក.

និងសាវចរណ៍នាំលេខ ៨៧-០២០-០០៣ ស.វ.ណ.ន

ធនាគារត្រូវអនុវត្តការគណនាអនុបាតក្របខណ្ឌសន្ទនីយភាព ស្របតាមគំរូរបាយការណ៍ថ្មី ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ជាដំណាក់កាលរហូតបំពេញបានទាំងស្រុង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ ធនាគារត្រូវរក្សាជាប្រចាំនូវបរិមាណទ្រព្យសកម្មសន្ទនីយ ដែលអាចទទួលយក បានគ្រប់គ្រាន់ (eligible liquid assets) ដើម្បីឱ្យកម្រិតអនុបាត ដែលបានកំណត់ស្រប ទៅតាម ពេលវេលា ដូចខាងក្រោម៖

ចាប់អនុវត្ត	០១ កញ្ញា ២០១៦	០១ កញ្ញា ២០១៧	០១ កញ្ញា ២០១៨	០១ មិថុនា ២០១៩	០១ មករា ២០២០
អនុបាតអប្បបរមា	៦០%	៧០%	៨០%	៩០%	១០០%

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារមានអនុបាតក្របខណ្ឌសន្ទនីយ ១៣០,៥១%។

ការគណនាអនុបាតក្របខណ្ឌសន្ទនីយ ត្រូវបានលម្អិតនៅក្នុងតារាង១។

២. កាតព្វកិច្ចដើមទុនអប្បបរមា ប្រកាសលេខ ៨៧-០១៦-១១៧ ប្រ.ក.

ប្រកាសរបស់ធនាគារកណ្តាលលេខ ៨៧-០១៦-១១៧ ប្រ.ក. ស្តីពីដើមទុនចុះបញ្ជីអប្បបរមា របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តម្រូវឱ្យធនាគារពាណិជ្ជបណ្ណឡើង ក្រោមរូបភាពជាសាខា ធនាគារបរទេស ដែលមានធនាគារមេមានចំណាត់ថ្នាក់វិនិយោគ ដោយភ្នាក់ងារចាត់ថ្នាក់ឯករាជ្យ អន្តរជាតិ ត្រូវមានដើមទុនចុះបញ្ជីអប្បបរមាស្មើនឹង ២០០ពាន់លានរៀល (ឬ ៥០លានដុល្លារ អាមេរិក) ហើយធនាគារពាណិជ្ជ ដែលបង្កើតឡើងក្រោមរូបភាពជាក្រុមហ៊ុនក្នុងស្រុក ឬជាបុត្រ សម្ព័ន្ធរបស់ធនាគារបរទេស ត្រូវមានដើមទុនចុះបញ្ជីអប្បបរមាស្មើនឹង ៣០០ពាន់លានរៀល (ឬ ៧៥លានដុល្លារអាមេរិក) ក្នុងរយៈពេលពីរឆ្នាំ ចាប់ពីថ្ងៃចុះហត្ថលេខាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នេះតទៅ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារមានដើមទុនបានបង់ចំនួន ៧៥.០០០.០០០ ដុល្លារអាមេរិក ដែលបានបំពេញតាមកាតព្វកិច្ចដើមទុនអប្បបរមារួចហើយ។

៣. មូលនិធិផ្ទាល់សុទ្ធ ប្រកាសលេខ ៨៧-០១០-១៨២ ប្រ.ក.

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មូលនិធិផ្ទាល់សុទ្ធរបស់ធនាគារមានចំនួន ១៩៧.៧៨៦.៩៨៩ ដុល្លារ-អាមេរិក ដូចគណនាក្នុង តារាង២។

ធនាគារទាំងឡាយ ត្រូវរក្សាមូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន យ៉ាងហោចណាស់ ស្មើនឹងដើមទុន អប្បបរមា។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មូលនិធិផ្ទាល់របស់ធនាគារ ដែលមានចំនួន ១៩៧.៧៨៦.៩៨៩ដុល្លារអាមេរិក គឺខ្ពស់ជាងចំនួន១២២.៧៨៦.៩៨៩ដុល្លារអាមេរិក បើធៀប ទៅនឹងដើមទុនអប្បបរមាចំនួន ៧៥.០០០.០០០ដុល្លារអាមេរិក។

ការគណនាមូលនិធិផ្ទាល់សុទ្ធ ត្រូវបានលម្អិតនៅក្នុងតារាង២។

៤. អនុបាតសាធនភាព ប្រកាសលេខ ៨៧-០០-៤៦ ប្រ.ក. ប្រកាសលេខ

៨៧-០៤-២០៦ ប្រ.ក. និងប្រកាសលេខ ៨៧-០៧-១៣៥ ប្រ.ក.

ធនាគារត្រូវបានតម្រូវឱ្យរក្សាអនុបាតសាធនភាពយ៉ាងហោចណាស់ ១៥%។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អនុបាតសាធនភាពរបស់ធនាគារមានចំនួន ១៨.៨៥% ដែល គណនាដោយយកមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារជាភាគរយនៃទ្រព្យសកម្ម ដែលថ្លឹងហានិភ័យ និងខ្ទង់ក្រៅតារាងតុល្យការ។

ការគណនាអនុបាតសាធនភាព ត្រូវបានលម្អិតនៅក្នុងតារាង៣។

៥. ប្រតិបត្តិការរូបិយប័ណ្ណបរទេស ប្រកាសលេខ ៨៧-០០-៥០ ប្រ.ក.

ធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងរក្សាបញ្ជីគណនេយ្យរបស់ខ្លួន ជាប្រាក់ដុល្លារអាមេរិក។ ហេតុនេះរូបិយប័ណ្ណទាំងអស់ ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានចាត់ទុកជារូបិយប័ណ្ណបរទេស។

ខ្ទង់តារាងតុល្យការ

អនុលោមតាមប្រកាសលេខ ៨៧-០០-៥០ ប្រ.ក. គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រាល់ ទ្រព្យសកម្ម និងបំណុលរបស់ធនាគារទាំងអស់ជារូបិយប័ណ្ណបរទេស ត្រូវបានកាត់ត្រាប្តូរដោយ ប្រើអត្រាប្តូរប្រាក់នាដំណាច់ឆ្នាំ។

ខ្ទង់ក្រៅតារាងតុល្យការ

ធនាគារត្រូវបានតម្រូវឱ្យកាត់ត្រា ក្នុងខ្ទង់ក្រៅតារាងតុល្យការ នូវកិច្ចសន្យាទាក់ទងនឹងទ្រព្យ សម្បត្តិ និងបរិក្ខារ ដែលកើតពីការទិញ និងលក់រូបិយប័ណ្ណបរទេស ទាក់ទងនឹងប្រតិបត្តិការ ដល់ដៃ (ដែលមានរយៈពេល២ថ្ងៃ) និងប្រតិបត្តិការប្តូររូបិយប័ណ្ណមានកាលកំណត់។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារមិនមានកិច្ចសន្យាប្រភេទនេះ សម្រាប់ប្រតិបត្តិការប្តូរ រូបិយប័ណ្ណ នាពេលអនាគត ហើយធនាគារបានអនុវត្តស្របតាមប្រកាសនេះ។

៦. ស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណបរទេស ប្រកាសលេខ

៨៧-០៧-១៣៤ ប្រ.ក. និងលិខិតលេខ ៨៧-០២០-៨៦៨ ឆ.ក

អនុលោមតាមលក្ខខណ្ឌនៃប្រកាសនេះ ធនាគារត្រូវបានតម្រូវឱ្យរក្សាស្ថានភាពចំហសុទ្ធនៃ រូបិយប័ណ្ណបរទេសមួយណាក៏ដោយ ឬស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណបរទេសទាំងអស់ ទោះក្នុង ស្ថានភាពវែង ឬខ្លីក៏ដោយ មិនត្រូវឱ្យលើស ២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារឡើយ លើកលែងតែប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារមិនមានស្ថានភាពចំហសុទ្ធ នៃរូបិយប័ណ្ណបរទេស ដែលលើស ២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ ដូចបានលម្អិតក្នុងតារាង៥។

៧. ការធ្វើចំណាត់ថ្នាក់ និងសំវិធានធនហ្វូស៊ីលីពីហិរញ្ញវត្ថុបាត់បង់

ប្រកាសលេខ ៨៧-០១៧-៣៤៤ ប្រ.ក និងសភាចរណ៍នាំលេខ ៨៧-០១៨-០០១ ស.រ.ណ.ន គោលការណ៍ ក្នុងការធ្វើចំណាត់ថ្នាក់ហ្វូស៊ីលីពីហិរញ្ញវត្ថុ និងសំវិធានធនរបស់ធនាគារ គឺអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារកណ្តាល។ ចំនួនសំវិធានធន សម្រាប់ការខាតបង់ ដែលបណ្តាលមកពីការថយចុះតម្លៃរបស់ហ្វូស៊ីលីពីហិរញ្ញវត្ថុ ដែលបានកំណត់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ គឺអនុលោមទៅតាមតម្រូវការនៃប្រកាសនេះ។

សេចក្តីលម្អិតអំពីការគណនាសំវិធានធនហ្វូស៊ីលីពីឥណទាន ដើម្បីអនុលោមតាមតម្រូវការរបស់ធនាគារកណ្តាល ត្រូវបានបង្ហាញនៅក្នុងតារាង៤។

៨. ហានិភ័យឥណទានធំៗ ប្រកាសលេខ ៨៧-០៦-២២៦ ប្រ.ក.

តាមលក្ខខណ្ឌនៃប្រកាសនេះ ធនាគារត្រូវបានតម្រូវឲ្យរក្សាគ្រប់ពេលវេលា នូវអនុបាតអតិបរមា ២០% រវាងហានិភ័យសរុប ដែលចេញពីប្រតិបត្តិការ ជាមួយនឹងអ្នកទទួលផលឯកត្តជននីមួយៗ និងមូលនិធិផ្ទាល់សុទ្ធ ហើយត្រូវរក្សាហានិភ័យឥណទានធំៗ មិនត្រូវឲ្យលើសពី ៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារមិនមានហានិភ័យ ជាមួយនឹងអ្នកទទួលផលឯកត្តជន និងហានិភ័យឥណទានធំៗ ដែលលើសពី២០% និង៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ដូចបានគណនាក្នុងតារាង២។

ចំពោះហានិភ័យឥណទានធំៗ ធៀបនឹងមូលនិធិផ្ទាល់សុទ្ធ សូមយោងទៅតារាង៧ អនុបាតទី២០ នៃការគណនាអនុបាតផ្សេងៗ។

៩. ឥណទានភាគីពាក់ព័ន្ធ ប្រកាសលេខ ៨៧-០២-១៤៦ ប្រ.ក.

ធនាគារមិនត្រូវបានអនុញ្ញាតឲ្យផ្តល់ឥណទាន ដល់ភាគីពាក់ព័ន្ធលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ហានិភ័យឥណទានភាគីពាក់ព័ន្ធលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធទេ ដូចបានគណនាក្នុងតារាង២។

ចំពោះឥណទានភាគីពាក់ព័ន្ធ ធៀបនឹងមូលនិធិផ្ទាល់សុទ្ធ សូមយោងទៅតារាង៧ អនុបាតទី១៩ នៃការគណនា អនុបាតផ្សេងៗ។

១០. អចលនទ្រព្យ ប្រកាសលេខ ៨៧-០១-១៨៦ ប្រ.ក.

អចលនទ្រព្យ ដែលធ្វើលក្ខខណ្ឌដោយធនាគារ សម្រាប់គោលដៅប្រតិបត្តិការ ត្រូវរក្សាមិនឲ្យលើស៣០% នៃមូលនិធិផ្ទាល់សុទ្ធសរុបរបស់ធនាគារ ដូចបានកំណត់ក្នុងប្រកាសលេខ ៨៧-០១០-១៨២ ប្រ.ក. ឡើយ។ អចលនទ្រព្យ ដែលមិនមានទំនាក់ទំនងផ្ទាល់ ជាមួយនឹងប្រតិបត្តិការរបស់ធនាគារ ត្រូវលក់ចេញមិនឲ្យលើសរយៈពេលមួយឆ្នាំក្រោយ កាលបរិច្ឆេទដែលអចលនទ្រព្យនោះបានក្លាយជាទ្រព្យសម្បត្តិរបស់ធនាគារ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អចលនទ្រព្យរបស់ធនាគារ ដែលមានចំនួន ៧.២៩០.៨៧៤ ដុល្លារអាមេរិក (រួមទាំងទ្រព្យសកម្មអរូបី ដែលមានទឹកប្រាក់ចំនួន ២.០០២.៩១២ដុល្លារអាមេរិក) សមមូលនឹង ៣,៦៩% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

១១. ការទូទាត់សងជាមុននូវប្រាក់ថ្លៃជួល និងភតិសន្យា

ប្រកាសលេខ ៨៧-០៤-០៣៧ ប្រ.ក.

ធនាគារកណ្តាល បានចេញប្រកាសលេខ ៨៧-០៤-០៣៧ ប្រ.ក. នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០០៤ ដែលបានចែងថាធនាគារទាំងឡាយ ត្រូវបានអនុញ្ញាតឲ្យជួលទ្រព្យសម្បត្តិបាន ប្រសិនបើទ្រព្យសម្បត្តិនោះ ទាក់ទងដោយផ្ទាល់នឹងប្រតិបត្តិការរបស់ធនាគារ។ ជានេះទៅទៀត ប្រកាសនេះបានចែងថា ការបង់មុនលើការជួល ឬ ភតិសន្យា មិនត្រូវលើសពី១ឆ្នាំនៃរយៈពេលជួលទេ។ លើសពីនេះទៅទៀត ការជួលដែលធ្វើឡើងជាមួយភាគីពាក់ព័ន្ធ ត្រូវបានតម្រូវឲ្យរាយការណ៍ ក្រោមផ្នែកឥណទាន និងបុរេប្រទានភាគីពាក់ព័ន្ធ នៅក្នុងប្រតិវិធីប្រចាំត្រីមាសរបស់ធនាគារ អំពីសមតុល្យ និងប្រតិបត្តិការភាគីពាក់ព័ន្ធ ដែលត្រូវដាក់ជូនធនាគារកណ្តាល។ ប្រសិនបើធនាគារមានការបង់មុនលើការជួល ឬ ភតិសន្យាលើសពី១ឆ្នាំ ធនាគារគួរតែអនុវត្ត ស្របតាមបទប្បញ្ញត្តិនៃប្រកាសនេះ ក្នុងរយៈពេល៦ខែ បន្ទាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០០៤ ហើយការបង់មុនលើការជួល ឬ ភតិសន្យា ដែលបានបង់លើសពីមួយឆ្នាំ ត្រូវកាត់បន្ថយក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ការជួលផ្សេងៗរបស់ធនាគារ គឺសម្រាប់បម្រើក្នុងប្រតិបត្តិការអាជីវកម្ម ហើយការបង់មុនចំពោះការជួល មិនលើសពីថ្លៃឈ្នួលក្នុងមួយឆ្នាំទេ។

១២. ការកំណត់ទ្រនាប់ដើមទុន របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

ប្រកាសលេខ ៨៧-០១៨-០៦៨ ប្រ.ក. សភាចរណ៍នាំលេខ ៨៧-០២០-០០២ ស.រ.ណ.ន និងលិខិតលេខ ៨៧-០២០-៦២២ ឆ.ក

ធនាគារកណ្តាលបានចេញប្រកាសលេខ ៨៧-០១៨-០៦៨ ប្រ.ក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលមានគោលដៅ ដូចខាងក្រោម ៖

- ពង្រឹងមូលដ្ឋានដើមទុន សម្រាប់បំពេញការខាតបង់នានា ដែលអាចកើតឡើងពីហានិភ័យរបស់គ្រឹះស្ថាន
- បង្ការការធ្លាក់ចុះដើមទុនមិនឲ្យទាបជាងកម្រិតដើមទុនអប្បបរមា និង
- កាត់បន្ថយហានិភ័យ ដែលបណ្តាលមកពីទំនាក់ទំនង រវាងវិស័យហិរញ្ញវត្ថុ និងវដ្តសេដ្ឋកិច្ច (Pro-cyclicality)

ធនាគារត្រូវមានទ្រនាប់ដើមទុនខនស៊ីវិលសិន ចំនួន ១,២៥% ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ និងចំនួន ២,៥០% ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ បន្ថែមពីលើដើមទុនអប្បបរមាថ្នាក់ទី១។ យោងតាមលិខិតលេខ ៨៧-០២០-៦២២ ឆ.ក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ទ្រនាប់ដើមទុនត្រូវបានកាត់បន្ថយមកត្រឹម ១,២៥%។

ការបែងចែកប្រាក់ចំណេញប្រចាំឆ្នាំត្រូវបានហាមឃាត់ នៅពេលដែលអនុបាតដើមទុនថ្នាក់ទី១ (MCR1) របស់គ្រឹះស្ថាន ស្ថិតនៅក្រោមចតុភាគនៃទ្រនាប់ដើមទុនខនស៊ីវិលសិន ដូចមានចែងនៅក្នុងប្រការ១១ នៃប្រកាសនេះ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ទ្រនាប់ដើមទុនខនស៊ីវិលសិនរបស់ធនាគារ មានចំនួន ១១,៣៥% គឺមានចំនួនលើសពីតម្រូវការទ្រនាប់ដើមទុនខនស៊ីវិលសិន ចំនួន ១,២៥% រួចហើយ។ សូមយោងទៅតារាង៦ ចំពោះព័ត៌មានលម្អិត។

របាយការណ៍ហិរញ្ញវត្ថុ
ព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃកម្ពុជា

តារាង១

អនុបាតក្របខណ្ឌសន្ទនីយភាព
មិនបានធ្វើសវនកម្ម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ដុល្លារអាមេរិក				ចំនួនទឹកប្រាក់មិនទាន់ឆ្លង			ចំនួនទឹកប្រាក់ក្រោយឆ្លង			សរុប
ទ្រព្យសកម្ម				រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ	រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ	
ទ្រព្យសកម្មសន្ទនីយ (HQLA)	១.១១	១	សាច់ប្រាក់ និងកាសក្នុងដៃ	៤.៧៥៧.៩១៨	៥១.៩៧៩.១២៦	-	៤.៧៥៧.៩១៨	៥១.៩៧៩.១២៦	-	៥៦.៧៣៧.០៤៤
	១.១២	១	អតិរេកប្រាក់បម្រុងកាតព្វកិច្ចនៅធនាគារជាតិ នៃកម្ពុជា	-	-	-	-	-	-	-
	១.១៣	១	ប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់រៀលនៅធនាគារជាតិ នៃកម្ពុជា	៤.២០៧.៤២៥	-	-	៤.២០៧.៤២៥	-	-	៤.២០៧.៤២៥
	១.១៤	០.៧	ប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់ដុល្លារអាមេរិក នៅធនាគារជាតិ នៃកម្ពុជា	-	៦៩.៥០២.០០០	-	-	៤៨.៦៥១.៤០០	-	៤៨.៦៥១.៤០០
	១.១៥	១	សមតុល្យប្រាក់បញ្ញើ នៅធនាគារជាតិ នៃកម្ពុជា លើកលែងគណនីទូទាត់ និងគណនីប្រាក់ធានាលើដើមទុន	១៤.៨៩៣.៣២២	៩២.៦៣៧.៥៧១	-	១៤.៨៩៣.៣២២	៩២.៦៣៧.៥៧១	-	១០៧.៥៣០.៨៩៣
	១.១៦	១	មូលបត្រអាចជួញដូរបាន (និងប្រភេទមូលបត្រផ្សេងទៀត) ចេញផ្សាយដោយធនាគារជាតិ នៃកម្ពុជា	-	-	-	-	-	-	-
	១.១៧	១	តម្លៃទីផ្សារនៃមូលបត្របំណុលអាចជួញដូរបានមិនជាប់កាតព្វកិច្ចរបស់ ឬ ធានាដោយស្ថាប័នអធិបតេយ្យ និងធនាគារកណ្តាល ដែលមានចំណាត់ថ្នាក់ AAA ទៅ AA- និងធនាគារ សម្រាប់ការទូទាត់អន្តរជាតិ មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារកណ្តាល នៃសហគមន៍អឺរ៉ុប សហភាពអឺរ៉ុប និងធនាគារអភិវឌ្ឍន៍ ដែលមានចំណាត់ថ្នាក់ AAA	-	-	-	-	-	-	-
			សរុប ១ = ផលបូក (១.១១ ដល់ ១.១៧)	២៣.៨៥៨.៦៦៥	២១៤.១១៨.៦៩៧	-	២៣.៨៥៨.៦៦៥	១៩៣.២៦៨.០៩៧	-	២១៧.១២៦.៧៦២
ទ្រព្យសកម្មសន្ទនីយផ្សេងទៀត (OLA)	១.២១	០.៨៥	តម្លៃទីផ្សារនៃមូលបត្របំណុលអាចជួញដូរបានមិនជាប់កាតព្វកិច្ចរបស់ ឬ ធានាដោយស្ថាប័នអធិបតេយ្យ និងធនាគារកណ្តាល ដែលមានចំណាត់ថ្នាក់ A+ ទៅ A-	-	-	-	-	-	-	-
	១.២២	០.៨៥	តម្លៃទីផ្សារនៃមូលបត្របំណុលអាចជួញដូរបានមិនជាប់កាតព្វកិច្ចរបស់ ឬ ធានាដោយសហគ្រាស/អង្គភាពសាធារណៈ ធនាគារអភិវឌ្ឍន៍ ដែលពុំបានបូកបញ្ចូលនៅក្នុង ១.១៧ ដែលមានចំណាត់ថ្នាក់ខ្ពស់ជាង ឬ ស្មើ A-	-	-	-	-	-	-	-
	១.២៣	០.៨៥	មូលបត្របំណុលអាចជួញដូរបានមិនជាប់កាតព្វកិច្ចដែលអាចទទួលយកបាន (រួមទាំងផលបត្រពាណិជ្ជកម្ម) និង Covered Bonds ដែលមានចំណាត់ថ្នាក់ខ្ពស់ជាង ឬ ស្មើ AA-	-	-	-	-	-	-	-
	១.២៤	០.៧៥	មាស	-	-	១០.៩០២	-	-	៨.១៧៧	៨.១៧៧
			សរុប ២ = អប្បបរមា នៃ [OLA ; ៤០% (HQLA+OLA)]	-	-	-	-	-	៣.២៧១	៣.២៧១
			សរុប ៣ = សរុប ១ + សរុប ២	២៣.៨៥៨.៦៦៥	២១៤.១១៨.៦៩៧	១០.៩០២	២៣.៨៥៨.៦៦៥	១៩៣.២៦៨.០៩៧	៣.២៧១	២១៧.១៣០.០៣៣

របាយការណ៍ហិរញ្ញវត្ថុ

ព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃកម្ពុជា

ដុល្លារអាមេរិក			ចំនួនទឹកប្រាក់មិនទាន់ថ្លឹង			ចំនួនទឹកប្រាក់ក្រោយថ្លឹង			សរុប
			រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ	រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ	
លំហូរចេញសុទ្ធនៃសាច់ប្រាក់ដែលរំពឹងទុក = លំហូរចេញនៃសាច់ប្រាក់ដែលរំពឹងទុក - លំហូរចូលនៃសាច់ប្រាក់ដែលរំពឹងទុក									
លំហូរសាច់ប្រាក់ចេញ	លំហូរចេញ								
		លំហូរចេញនៃប្រាក់បញ្ញើរាយ (មិនគិតពីទំហំទឹកប្រាក់) និងប្រាក់បញ្ញើ របស់សហគ្រាស ខ្នាតតូច និងមធ្យម (តិចជាង ឬ ស្មើ ១០០.០០០ដុល្លារអាមេរិក ឬ សមមូល)							
	២.១១	០.០៥	ប្រាក់បញ្ញើមានស្ថិរភាព	-	-	-			
	២.១២	០.១៥	ប្រាក់បញ្ញើមិនសូវមានស្ថិរភាព	២០.៦៥០.៣៤១	៥១៩.៤៩៥.៦៥២	១.៨៤៧.៨៧០	៣.០៩៧.៥៥១	៧៧.៩២៤.៣៤៨	២៧៧.១៨១ ៨១.២៩៩.០៨០
			ប្រភពទុនដុំមិនមានការធានា	-	-	-	-	-	
	២.២១	០.២៥	ប្រាក់បញ្ញើប្រតិបត្តិការ (ប្រភពទុនមិនមានការធានា ដែលបានពីសេវាកម្មទូទាត់រក្សាទុក និងគ្រប់គ្រងសាច់ប្រាក់)	៨.១៥២.១៣២	១១០.៧៧៦.៦៩៧	-	២.០៣៨.០៣៣	២៧.៦៩៤.១៧៤	- ២៩.៧៣២.២០៧
	២.២២	០.៤	ប្រាក់បញ្ញើមិនមែនប្រតិបត្តិការ ពីក្រុមហ៊ុនមិនមែនហិរញ្ញវត្ថុ ដែលមិនត្រូវរាយការណ៍ក្នុង ២.១១ ដល់ ២.១២	១២.៧៨៦.៨០៩	២២៤.២០៤.៦៧៥	១៧.៣៤១.០១៤	៥.១១៤.៧២៤	៨៩.៦៨១.៨៧០	៦.៩៣៦.៤០៦ ១០១.៧៣៣.០០០
	២.២៣	០.៤	ប្រាក់បញ្ញើមិនមែនប្រតិបត្តិការ ពីស្ថាប័នអធិបតេយ្យ ធនាគារកណ្តាល និងសហគ្រាស/អង្គភាពសាធារណៈ	-	-	-	-	-	-
	២.២៤	១	ប្រាក់បញ្ញើមិនមែនប្រតិបត្តិការ ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (ដូចមានចែងក្នុងឧបសម្ព័ន្ធ ២)	៦.៩២២.៩៥២	២៨.៤០១.២៨០	៣៤០.២៦៧	៦.៩២២.៩៥២	២៨.៤០១.២៨០	៣៤០.២៦៧ ៣៥.៦៦៤.៤៩៩
	២.២៥	១	ប្រាក់បញ្ញើមិនមែនប្រតិបត្តិការ ពីនីតិបុគ្គលផ្សេងទៀត	-	-	-	-	-	-
	២.២៦	១	ប្រភពទុនដុំមិនមានការធានាផ្សេងទៀត រួមទាំងមូលបត្របំណុល	-	-	-	-	-	-
			ប្រភពទុនមានការធានា						
	២.៣១	០	ប្រតិបត្តិការប្រភពទុនធានាដោយទ្រព្យសកម្មសន្ទនីយ ដែលមានគុណភាពខ្ពស់	១០.៣០៩.២៧៨	-	-	-	-	-
	២.៣២	០.១៥	ប្រតិបត្តិការប្រភពទុនធានាដោយទ្រព្យសកម្មសន្ទនីយផ្សេងទៀត ក្រៅពីមាស	-	-	-	-	-	-
	២.៣៣	០.២៥	ប្រតិបត្តិការប្រភពទុនធានាដោយមាស	-	-	-	-	-	-
	២.៣៤	១	ប្រតិបត្តិការប្រភពទុន ដែលមានការធានាផ្សេងទៀត	-	-	-	-	-	-
			តម្រូវការសន្ទនីយភាពទាក់ទងនឹងប្រតិបត្តិការឧបករណ៍និស្សន្ទ និងប្រតិបត្តិការផ្សេងទៀត						
	២.៤១	១	ឧបករណ៍និស្សន្ទត្រូវសង	-	-	-	-	-	-

របាយការណ៍ហិរញ្ញវត្ថុ

ព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃកម្ពុជា

ដុល្លារអាមេរិក				ចំនួនទឹកប្រាក់មិនទាន់ថ្លឹង				ចំនួនទឹកប្រាក់ក្រោយថ្លឹង				សរុប
				រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ		រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ		
លំហូរចេញសុទ្ធនៃសាច់ប្រាក់ដែលរំពឹងទុក = លំហូរចេញនៃសាច់ប្រាក់ដែលរំពឹងទុក - លំហូរចូលនៃសាច់ប្រាក់ដែលរំពឹងទុក												
លំហូរសាច់ប្រាក់ចេញ	២.៤២	១	លំហូរចេញពីបម្រែបម្រួលតម្លៃទីផ្សារនៃទ្រព្យធានាលើឧបករណ៍និស្សន្ទ	-	-	-	-	-	-	-	-	-
	២.៤៣	១	លំហូរចេញនៃសាច់ប្រាក់ពីប្រតិបត្តិការឧបករណ៍និស្សន្ទផ្សេងទៀត	-	-	-	-	-	-	-	-	-
	លំហូរចេញ											
			កិច្ចសន្យា									
			សមតុល្យមិនទាន់ប្រើប្រាស់នៃកិច្ចសន្យាឥណទាន និងសន្ទនីយភាព									
			ចំពោះអតិថិជនរាយ និងសហគ្រាសខ្នាតតូច និងមធ្យម									
	២.៥១	០.០៥	កិច្ចសន្យាឥណទាន	១.១១៦	១០.៧៨៦.៣៩៣	-	៥៦	៥៣៩.៣២០	-	៥៣៩.៣៧៦		
	២.៥២	០.០៥	កិច្ចសន្យាសន្ទនីយភាព	-	-	-	-	-	-	-	-	-
			ចំពោះក្រុមហ៊ុនមិនមែនហិរញ្ញវត្ថុស្ថាប័នអធិបតេយ្យ និងធនាគារកណ្តាល				-	-	-	-	-	-
	២.៥៣	០.១	កិច្ចសន្យាឥណទាន	៦១១.១២៨	១៩៣.៩៨៧.៨៨៤	-	៦១.១១៣	១៩.៣៩៨.៧៨៨	-	១៩.៤៥៩.៩០១		
	២.៥៤	០.៣	កិច្ចសន្យាសន្ទនីយភាព	-	-	-	-	-	-	-	-	-
			ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ(ដូចមានចែងក្នុងឧបសម្ព័ន្ធ ២)				-	-	-	-	-	-
	២.៥៥	០.៤	កិច្ចសន្យាឥណទាន	-	-	-	-	-	-	-	-	-
	២.៥៦	០.៤	កិច្ចសន្យាសន្ទនីយភាព	-	-	-	-	-	-	-	-	-
			គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត				-	-	-	-	-	-
	២.៥៧	០.៤	កិច្ចសន្យាឥណទាន	-	-	-	-	-	-	-	-	-
	២.៥៨	១	កិច្ចសន្យាសន្ទនីយភាព	-	-	-	-	-	-	-	-	-
			នីតិបុគ្គលផ្សេងទៀត				-	-	-	-	-	-
	២.៥៩	១	កិច្ចសន្យាឥណទាន	-	-	-	-	-	-	-	-	-
	២.៦០	១	កិច្ចសន្យាសន្ទនីយភាព	-	-	-	-	-	-	-	-	-
			ភាគពួកកិច្ចផ្តល់ទុនយថាហេតុផ្សេងៗ (មានកិច្ចសន្យា និងគ្មានកិច្ចសន្យា)									
	២.៧១	០.១	កិច្ចសន្យាសន្ទនីយភាព និងឥណទានដែលអាចបដិសេធបានដោយគ្មានលក្ខខណ្ឌ	៣៥.៨៥៨	៩៧.៩៦៦.៤៥១	-	៣.៥៨៦	៩.៧៩៦.៦៤៥	-	៩.៨០០.២៣១		
	២.៧២	១	ភាគពួកកិច្ចទាក់ទងនឹងហិរញ្ញប្បទានពាណិជ្ជកម្ម (រាយការណ៍ចំនួនជាមធ្យមនៃលំហូរចេញសុទ្ធនៃសាច់ប្រាក់ប្រចាំខែ ក្នុងអំឡុងពេល ១២ខែចុងក្រោយ)	-	២២.៥៧៦.៤៣១	-	-	២២.៥៧៦.៤៣១	-	២២.៥៧៦.៤៣១		
	២.៧៣	០.៥	ការធានានិងលិខិតឥណទាន ក្រៅពីភាគពួកកិច្ចទាក់ទងនឹងហិរញ្ញប្បទានពាណិជ្ជកម្ម (រាយការណ៍ចំនួនជាមធ្យមនៃលំហូរចេញសុទ្ធនៃសាច់ប្រាក់ក្នុងអំឡុងពេល ១២ខែចុងក្រោយ)	-	-	-	-	-	-	-	-	-
	២.៨១	១	លំហូរចេញនៃសាច់ប្រាក់ តាមការសន្យាផ្សេងទៀត	៧៧៥	២៨.៤៨២	-	៧៧៥	២៨.៤៨២	-	២៩.២៥៧		
			សរុប ៤ = ផលបូក (២.១១ ដល់ ២.៨១)	៥៩.៤៧០.៣៨៩	១.២០៨.២២៣.៩៤៥	១៩.៥២៩.១៥១	១៧.២៣៨.៧៩០	២៧៦.០៤១.៣៣៨	៧.៥៥៣.៨៥៤	៣០០.៨៣៣.៩៨២		

របាយការណ៍ហិរញ្ញវត្ថុ

ព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃកម្ពុជា

ដុល្លារអាមេរិក			ចំនួនទឹកប្រាក់មិនទាន់ឆ្លង			ចំនួនទឹកប្រាក់ក្រោយឆ្លង			សរុប
			រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ	រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ	
លំហូរចេញសុទ្ធនៃសាច់ប្រាក់ដែលរំពឹងទុក = លំហូរចេញនៃសាច់ប្រាក់ដែលរំពឹងទុក - លំហូរចូលនៃសាច់ប្រាក់ដែលរំពឹងទុក									
លំហូរសាច់ប្រាក់ចូល	លំហូរចូល								
		សមតុល្យ Reverse Repos និងកម្ចីមូលបត្រ ដែលមានឥណ្ឌប្រតិទាន ៣០ថ្ងៃ							
		ទ្រព្យបញ្ចាំដែលបានទទួល និងមិនត្រូវបានប្រើជាទ្រព្យបញ្ចាំឡើងវិញ							
	៣.១១	0	ធានាដោយទ្រព្យសកម្មសន្ទនីយដែលមានគុណភាពខ្ពស់	-	-	-	-	-	-
	៣.១២	0.២៥	ធានាដោយទ្រព្យសកម្មសន្ទនីយផ្សេងទៀត	-	-	-	-	-	-
	៣.១៣	១	ធានាដោយទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-
		ទ្រព្យបញ្ចាំដែលបានទទួល និងត្រូវបានប្រើជាទ្រព្យបញ្ចាំឡើងវិញ				-	-	-	
	៣.១៤	0	ធានាដោយទ្រព្យសកម្មសន្ទនីយដែលមានគុណភាពខ្ពស់	-	២៤.៦១០.០០០	-	-	-	-
	៣.១៥	0	ធានាដោយទ្រព្យសកម្មសន្ទនីយផ្សេងទៀត	-	-	-	-	-	-
	៣.១៦	0	ធានាដោយទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-
		កិច្ចសន្យាមិនទាន់ប្រើប្រាស់ ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដូចមានកំណត់ក្នុងឧបសម្ព័ន្ធ ២				-	-	-	
	៣.២១	0	កិច្ចសន្យាពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមិនបានរាយការណ៍ក្នុង ៣.២២	-	-	-	-	-	-
	៣.២២	១	កិច្ចសន្យាផ្តល់ទុនពីធនាគារមេ	-	-	-	-	-	-
		លំហូរចូលពីកិច្ចសន្យាផ្សេងៗ ដែលមានការធានាឬមិនមានការធានា ក្នុងរយៈពេល ៣០ថ្ងៃ				-	-	-	
	៣.៣១	0.៥	ពីអតិថិជនរាយ	៥៥៤.៨២៩	២៦.១៦៩.៥៥៥	-	២៧៧.៤១៥	១៣.០៨៤.៧៧៨	- ១៣.៣៦២.១៩៣
	៣.៣២	0.៥	ពីសហគ្រាសខ្នាតតូច និងមធ្យម			-	-	-	-
	៣.៣៣	0.៥	ពីក្រុមហ៊ុនមិនមែនហិរញ្ញវត្ថុ	៣៥៤.៤៨៧	២.៨១២.៣៤៥		១៧៧.២៤៤	១.៤០៦.១៧៣	- ១.៥៨៣.៤១៧
	៣.៣៤	១	ពីធនាគារកណ្តាល	-	-	-	-	-	-
	៣.៣៥	១	ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដូចមានចែងក្នុងឧបសម្ព័ន្ធ ២	-	១០.០០០.០០០	-	-	១០.០០០.០០០	- ១០.០០០.០០០
	៣.៣៦	0.៥	ពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត ដូចមានចែងក្នុងឧបសម្ព័ន្ធ ២	-	-	-	-	-	-
	៣.៣៧	0.៥	ពីនីតិបុគ្គលផ្សេងទៀត	-	-	-	-	-	-
	៣.៣៨	0.៥	ពីស្ថាប័នអធិបតេយ្យ	-	-	-	-	-	-
	៣.៣៩	១	ប្រាក់បញ្ញើ នៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដូចមានចែងក្នុងឧបសម្ព័ន្ធ ២	៦.៨៧២.៨៥២	៨៦.២៥១.៦១៤	១៦.៣៨៨.៩៩១	៦.៨៧២.៨៥២	៨៦.២៥១.៦១៤	១៦.៣៨៨.៩៩១ ១០៩.៥១៣.៤៥៧
		លំហូរចូលនៃសាច់ប្រាក់ ពីឧបករណ៍និស្សន្ទ							
	៣.៥០	១	លំហូរចូលសុទ្ធនៃសាច់ប្រាក់ ពីឧបករណ៍និស្សន្ទតាមកិច្ចសន្យារយៈពេល ៣០ថ្ងៃ	-	-	-	-	-	-
	៣.៦០	១	លំហូរចូលនៃសាច់ប្រាក់ ពីកិច្ចសន្យាមូលបត្រផ្សេងទៀត ក្នុងរយៈពេល ៣០ថ្ងៃ	-	-	-	-	-	-
	៣.៧០	0	លំហូរចូលនៃសាច់ប្រាក់ ពីកិច្ចសន្យាផ្សេងទៀត ក្នុងរយៈពេល ៣០ថ្ងៃ	-	-	-	-	-	-
		សរុប ៥ = ផលបូក (៣.១១ ដល់ ៣.៧០)	៧.៧៨២.១៦៥	១៤៩.៨៤៣.៥១៤	១៦.៣៨៨.៩៩១	៧.៣២៧.៥១១	១១០.៧៤២.៥៦៥	១៦.៣៨៨.៩៩១	១៣៤.៤៥៩.០៦៧
លំហូរចេញសុទ្ធនៃសាច់ប្រាក់			សរុប ៦ = សរុប ៤ - អប្បបរមានៃ (សរុប ៥ ឬ ៧៥% នៃ សរុប ៤)	៥១.៦៨៨.២២១	១.០៥៨.៣៨០.៤៣១	៤.៨៨២.២៨៨	៩.៩១១.២៧៩	១៦៥.២៩៨.៧៧៣	១.៨៨៨.៤៦៤ ១៦៦.៣៧៤.៩១៥
អនុបាតក្របខណ្ឌសន្ទនីយភាព			អនុបាតក្របខណ្ឌសន្ទនីយភាព = សរុប ៣ / សរុប ៦			២៤០,៧២%	១១៦,៩២%	០,១៧%	១៣០,៥១%

របាយការណ៍ហិរញ្ញវត្ថុ

ព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃកម្ពុជា

តារាង២

មូលនិធិផ្ទាល់សុទ្ធ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

មូលនិធិផ្ទាល់សុទ្ធ	ដុល្លារអាមេរិក	លានរៀល
ដើមទុនថ្នាក់ទី១ ៖ ប្រភេទដើមទុនសំខាន់		
១. សរុបរង (ក)		
+ ដើមទុនបានបង់/អំណោយដើមទុន (Capital endowment)	៧៥.០០០.០០០	៣០៥.៥៥០
+ ទុនបម្រុង (ក្រៅពីទុនបម្រុង សម្រាប់វាយតម្លៃឡើងវិញ)	១៧.៥០០.០០០	៧១.២៩៥
+ ចំណេញសុទ្ធបានធ្វើសវនកម្ម (សម្រាប់ឆ្នាំចុងក្រោយ)	២១.២៥២.៩៥៩	៨៦.៥៨៥
+ ចំណេញរក្សាទុក	២៨.៤៣៨.៤២៧	១១៥.៨៥៨
+ ខ្ទង់ផ្សេងៗ (ត្រូវបានលម្អិត និងគាំទ្រដោយ ហើយបានអនុម័ត ពីធនាគារកណ្តាល)		
១. ផ្តល់ឯកសារយោងនៃសិទ្ធិ/អនុម័ត ពីធនាគារជាតិ នៃកម្ពុជា	-	-
២. ផ្តល់ឯកសារយោងនៃសិទ្ធិ/អនុម័ត ពីធនាគារជាតិ នៃកម្ពុជា	-	-
សរុបរង (ក)	១៤២.១៩១.៣៨៦ ២០,០០%	៥៧៩.២៨៨ ២០,០០%
+ ការត្រួតពិនិត្យមានកំណត់លើចំណេញរក្សាទុក (អតិបរមា ២០% នៃសរុបរង (ក))		
២ .សរុបរង (ខ) (ការកាត់កង)		
+ ភាគហ៊ុនផ្ទាល់ ដែលបានកាន់កាប់ដោយធនាគារ (តាមតម្លៃចុះបញ្ជី)	-	-
+ ការខាតបង់	-	-
+ ទ្រព្យសកម្មអរូបី ដែលត្រូវកាត់កង	៥៦៧.៨១៦	២.៣១៣
+ ភាគទុនិក ក្រុមប្រឹក្សាភិបាល ភាគីពាក់ព័ន្ធ (កាត់កង)	២.៧១៦.៨៦១	១១.០៦៨
១. ចំណែកដើមទុន ដែលមិនទាន់បានបង់ (ក)	-	-
២. ឥណទាន ឥណទានវិបារូបន៍ និងបុរេប្រទានផ្សេងៗ (ខ)	២.៧១៦.៨៦១	១១.០៦៨
៣. ឧបករណ៍បំណុល ដែលមានការចុះហត្ថលេខា ដោយភាគទុនិក ក្រុមប្រឹក្សាភិបាល និងភាគីពាក់ព័ន្ធ(គ)	-	-
+ ការខាតបង់ផ្សេងៗ		
(ក) (ខ) និង (គ) ត្រូវបានដាក់ក្នុងឯកសារភ្ជាប់	-	-
សរុបរង (ខ)	៣.២៨៤.៦៧៧	១៣.៣៨១
សរុបដើមទុនថ្នាក់ទី១ (ដើមទុនសំខាន់) = សរុបរង (ក) - សរុបរង (ខ)	១៣៨.៩០៦.៧០៩	៥៦៥.៩០៧
ដើមទុនថ្នាក់ទី២ ៖ ដើមទុនបំពេញបន្ថែម		
៣. សរុបរង (គ)		
+ ការវាយតម្លៃទុនបំរុងឡើងវិញ (អនុម័តដោយធនាគារកណ្តាល)	-	-
+ សំវិធានធនហានិភ័យធនាគារទូទៅ (អនុម័តដោយធនាគារកណ្តាល)	-	-
+ សំវិធានធនទូទៅ ១% (ប្រកាសស្តីពីការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្ម)	១១.៨៨០.២៨០	៤៨.៤០០
+ ឧបករណ៍បំណុលបន្ទាប់បន្សំ (បានអនុវត្តតាមលក្ខខណ្ឌ ដែលមានចែងក្នុងមាត្រា ៧)	៤៧.០០០.០០០	១៩១.៤៧៨
+ ខ្ទង់ផ្សេងៗ (បានលម្អិត និងគាំទ្រ)		
១. ផ្តល់ឯកសារយោងនៃសិទ្ធិ/អនុម័ត ពីធនាគារជាតិ នៃកម្ពុជា	-	-
២. ផ្តល់ឯកសារយោងនៃសិទ្ធិ/អនុម័ត ពីធនាគារជាតិ នៃកម្ពុជា	-	-
សរុបរង (គ)	៥៨.៨៨០.២៨០ ៣៣,៨៤%	២៣៩.៨៧៨ ៣៣,៨៤%
+ ការត្រួតពិនិត្យមានកាលកំណត់ លើបំណុលបន្ទាប់បន្សំ (អតិបរមា ៥០% នៃដើមទុនថ្នាក់ទី១)		
៤. សរុបរង (ឃ)(ដើមទុនថ្នាក់ទី ២, ការកាត់កងផ្សេងៗ)		
+ មូលធនដែលមានចំណែកក្នុងគ្រឹះស្ថានធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	-	-
+ ខ្ទង់ផ្សេងៗដែលត្រូវកាត់កង (បន្ទុកពន្យារ)	-	-
សរុបរង (ឃ)	-	-
សរុបដើមទុនថ្នាក់ទី២ (ដើមទុនបំពេញបន្ថែម) = សរុបរង (គ) - សរុបរង (ឃ)	៥៨.៨៨០.២៨០	២៣៩.៨៧៨
+ ការត្រួតពិនិត្យមានកំណត់លើដើមទុនប្រភេទទី២ (ដើមទុនប្រភេទទី២ = អតិបរមា ១០០% នៃដើមទុនថ្នាក់ទី១)	៤២,៣៩%	៤២,៣៩%
មូលនិធិផ្ទាល់សុទ្ធតាមការកំណត់របស់និយ័តករសរុបរង (ក) - សរុបរង (ខ) + សរុបរង (គ) - សរុបរង (ឃ)	១៩៧.៧៨៦.៩៨៩	៨០៥.៧៨៥

របាយការណ៍ហិរញ្ញវត្ថុ

ព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃកម្ពុជា

អនុបាតសាធនភាព

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

តារាង៣

	ដុល្លារអាមេរិក	ភ្នែង	ដុល្លារអាមេរិក	លានរៀល
I - ធាតុនៃតារាងតុល្យការ ដែលឆ្លងតាមកំរិតហានិភ័យសមភាគី				
១- ការឆ្លង ០% ចំពោះទ្រព្យសកម្ម ដែលមានហានិភ័យទាប	៣២៥.៩៧៥.១៥៤	-	-	-
១.១ សាច់ប្រាក់	៥៦.៧៣៧.០៤៤	០%	-	-
១.២ មាស	-	០%	-	-
១.៣ ឥណទេយ្យលើធនាគារជាតិ នៃកម្ពុជា	២៣៦.៨៤៨.១១៩	០%	-	-
១.៤ ទ្រព្យសកម្មដែលមានវត្ថុបញ្ចាំជាប្រាក់បញ្ញើ ១០០% នៅធនាគារ	៣២.៣៨៩.៩៩១	០%	-	-
១.៥ ឥណទេយ្យលើធនាគារដោយស្ថាប័នអធិបតេយ្យ ដែលមានចំណាត់ថ្នាក់ពី AAA ទៅ AA- ឬប្រហាក់ប្រហែល	-	០%	-	-
២ - ការឆ្លង ២០% ចំពោះទ្រព្យសកម្ម ដែលមានហានិភ័យធ្ងន់ល្មម	២៧.៧៦១.៦២៩	-	៥.៥៥២.៣២៦	២២.៦២០
២.១ ឥណទេយ្យលើធនាគារដោយស្ថាប័នអធិបតេយ្យ ដែលមានចំណាត់ថ្នាក់ពី A+ ទៅ A- ឬប្រហាក់ប្រហែល	-	២០%	-	-
២.២ ឥណទេយ្យលើធនាគារដោយធនាគារ ឬក្រុមហ៊ុន ដែលមានចំណាត់ថ្នាក់ពី AAA ទៅ AA- ឬប្រហាក់ប្រហែល	២៧.៧៦១.៦២៩	២០%	៥.៥៥២.៣២៦	២២.៦២០
៣ - ការឆ្លង ៥០% ចំពោះទ្រព្យសកម្ម ដែលមានហានិភ័យធ្ងន់ល្មម	៦១.០៧២.៧៥៦	-	៣០.៥៣៦.៣៧៨	១២៤.៤០៥
៣.១ ឥណទេយ្យលើធនាគារដោយស្ថាប័នអធិបតេយ្យ ដែលមានចំណាត់ថ្នាក់ពី BBB+ ទៅ BBB- ឬប្រហាក់ប្រហែល	-	៥០%	-	-
៣.២ ឥណទេយ្យលើធនាគារដោយធនាគារ ឬក្រុមហ៊ុន ដែលមានចំណាត់ថ្នាក់ពី A+ ទៅ A- ឬប្រហាក់ប្រហែល	៦១.០៧២.៧៥៦	៥០%	៣០.៥៣៦.៣៧៨	១២៤.៤០៥
៤ - ការឆ្លង ១០០% ចំពោះទ្រព្យសកម្ម ដែលមានហានិភ័យទាំងស្រុង	៩៤៤.៥៩៥.៣៤៥	-	៩៤៤.៥៩៥.៣៤៥	៣.៨៨៨.២៨១
៤.១ ទ្រព្យសកម្មដទៃទៀត ដែលមិនបានរៀបរាប់ខាងលើ	៩៤៤.៥៩៥.៣៤៥	១០០%	៩៤៤.៥៩៥.៣៤៥	៣.៨៨៨.២៨១
៥ - ការឆ្លង ១២០% ចំពោះមូលបត្រអាចជួញដូរបាន	-	-	-	-
៥.១ មូលបត្រអាចជួញដូរបាន	-	-	-	-
សរុប (I) = (១) + (២) + (៣) + (៤)	១.៣៥៩.៤០៤.៨៨៤	-	៩៨០.៦៨៤.០៤៩	៣.៩៩៥.៣០៦
II - ធាតុនៃក្រៅតារាងតុល្យការ ដែលឆ្លងតាមកំរិតហានិភ័យសមភាគី				
១ -ការឆ្លង ០% ចំពោះប្រតិបត្តិការ ដែលមានហានិភ័យទាប	១៩០.១៥៩.២៨៥	-	-	-
១.១ ឥណទានមិនទាន់ប្រើប្រាស់ជាពិសេសឥណទាន លើសសមតុល្យ និងការសន្យាឲ្យខ្ចី ដែលមានកាលកំណត់តិចជាង ១ឆ្នាំ	១៩០.១៥៩.២៨៥	០%	-	-
១.២ ប្រតិបត្តិការផ្សេងទៀត ដែលមានហានិភ័យទាប	-	០%	-	-
២ - ការឆ្លង ២០% ចំពោះប្រតិបត្តិការ ដែលមានហានិភ័យធ្ងន់ល្មម	៥.៣៥១.២៧៦	-	១.០៧០.២៥៥	៤.៣៦០
២.១ ឯកសារឥណទាន ដែលត្រូវបានចេញផ្សាយ ឬបញ្ជាក់ ស្របពេលដែលទំនិញត្រូវបានប្រើប្រាស់ក្នុងការផ្សេងទៀត	៥.៣៥១.២៧៦	២០%	១.០៧០.២៥៥	៤.៣៦០
២.២ ប្រតិបត្តិការផ្សេងទៀត ដែលមានហានិភ័យធ្ងន់ល្មម	-	២០%	-	-
៣ - ការឆ្លង ៥០% ចំពោះប្រតិបត្តិការ ដែលមានហានិភ័យធ្ងន់ល្មម	១៣៥.៥៧០.៥២៣	-	៦៧.៧៨៥.២៦២	២៧៦.១៥៨
៣.១ ការសងប្រាក់តាមឯកសារឥណទាន ដែលបានចេញផ្សាយ ឬបញ្ជាក់ហើយនៅពេលដែលទំនិញមិនត្រូវបានប្រើប្រាស់ក្នុងការផ្សេងទៀត	១២៥.៦០៨.០២៨	៥០%	៦២.៨០៤.០១៤	២៥៥.៨៦៤
៣.២ ការធានា និងសញ្ញាប័ណ្ណឧបត្ថម្ភ និងការធានាដែលមិនមានលក្ខណៈជំនួសឥណទាន	-	៥០%	-	-
៣.៣ កិច្ចសន្យាផ្តល់ឥណទានមិនប្រើប្រាស់ជាពិសេសឥណទាន លើសសមតុល្យ និងការសន្យាឲ្យខ្ចី ដែលមានកាលកំណត់លើសពី ១ឆ្នាំ	៩.៩៦២.៤៩៥	៥០%	៤.៩៨១.២៤៨	២០.២៩៤
៣.៤ ប្រតិបត្តិការផ្សេងទៀត ដែលមានហានិភ័យធ្ងន់ល្មម	-	៥០%	-	-
៤ - ការឆ្លង ១០០% ចំពោះប្រតិបត្តិការដែលមានហានិភ័យទាំងស្រុង	-	-	-	-
៤.១ ការធានាលើឥណទាន (ដកចេញហានិភ័យ ចំពោះអត្តតាហកៈ)	-	១០០%	-	-
៤.២ ការទទួលព្រម	-	១០០%	-	-
៤.៣ រូបិយបដិភោគលើផលប៉ុត្រ ដែលមិនមានឈ្មោះរបស់ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ	-	១០០%	-	-
៤.៤ សកម្មភាពប្រតិបត្តិការដោយមានឧបត្ថម្ភស្រប	-	១០០%	-	-
៤.៥ កម្រិតឥណទានមិនអាចបដិសេធបាន ឬការធានា ដែលមានលក្ខណៈជំនួសឥណទាន	-	១០០%	-	-
៤.៦ ប្រតិបត្តិការផ្សេងៗទៀត ដែលមានហានិភ័យខ្ពស់	-	១០០%	-	-
សរុប (II) = (១) + (២) + (៣) + (៤)	៣៣១.០៨១.០៨៤	-	៦៨.៨៥៥.៥១៧	២៨០.៥១៨
III - សរុបទ្រព្យសកម្ម និង ប្រតិបត្តិការក្រោយឆ្លងហានិភ័យ = (I) + (II)				
អនុបាតសាធនភាព = មូលនិធិធ្លាក់សន្ទសរុប / (III) (>១៥%)			១.០៤៩.៥៣៩.៥៦៦	៤.២៧៥.៨២៤
			១៨,៨៥៥%	១៨,៨៥៥%

របាយការណ៍ហិរញ្ញវត្ថុ
ព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃកម្ពុជា

តារាង៤

ការធ្វើចំណាត់ថ្នាក់ និងសំវិធានធនហ្វូស៊ីលីធីហិរញ្ញវត្ថុអាក្រក់ និងសង្ស័យ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ធនាគារ	ចំនួនហ្វូស៊ីលីធី ហិរញ្ញវត្ថុ	ចំណាត់ថ្នាក់ឥណទាន តាមតម្រូវការរបស់ ធនាគារកណ្តាល	ការប៉ាន់ស្មាន តម្លៃវត្ថុបញ្ចាំ	សំវិធានធន កត់ត្រាដោយ ធនាគារកណ្តាល	សំវិធានធនតាម តម្រូវការរបស់ ធនាគារកណ្តាល	សំវិធានធន កត់ត្រាដោយ ធនាគារ	លម្អៀងចំនួន សំវិធានធន
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	អត្រា	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ហ្វូស៊ីលីធីហិរញ្ញវត្ថុ	១.១៨៨.០២៧.៩៨៩	ឥណទានធម្មតា	១.៥៤៦.៥៩៤.៣៩៨	១%	១១.៨៨០.២៨០	១១.៨៨០.២៨០	-
ហ្វូស៊ីលីធីហិរញ្ញវត្ថុ	៣.៦១២.០០៦	ឥណទានឃ្លាំមើល	១៥.៧៣៣.៩៣១	៣%	១០៨.៣៦០	១០៨.៣៦០	-
ហ្វូស៊ីលីធីហិរញ្ញវត្ថុ	២.២៨៩.៣០៨	ឥណទានក្រោម ស្តង់ដារ	៩.៣១៣.៧០១	២០%	៤៥៧.៨៦២	៤៥៧.៨៦២	-
ហ្វូស៊ីលីធីហិរញ្ញវត្ថុ	៣៤៧.៧០០	ឥណទានសង្ស័យ	៩៤២.៣២៦	៥០%	១៧៣.៨៥០	១៧៣.៨៥០	-
ហ្វូស៊ីលីធីហិរញ្ញវត្ថុ	១.១៣៩.៧៧៣	ឥណទានបាត់បង់	៣.៩០៥.១០៤	១០០%	១.១៣៩.៧៧៣	១.១៣៩.៧៧៣	-
សរុប	១.១៩៥.៤១៦.៧៧៦		១.៥៧៦.៤៨៩.៤៦០		១៣.៧៦០.១២៥	១៣.៧៦០.១២៥	-

របាយការណ៍ហិរញ្ញវត្ថុ

ព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃកម្ពុជា

ស្ថានភាពចំហសុទ្ធ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

តារាង៥

តាមប្រភេទបំណុលកំណត់កង សំវិធានធនដែលប៉ះពាល់				ស្ថានភាពចំហសុទ្ធ		ស្ថានភាពចំហសុទ្ធ/មូលនិធិ ផ្ទាល់សុទ្ធ		កម្រិតកំណត់	ភាពលើស
លេខរៀង	រូបិយប័ណ្ណ	ទ្រព្យសកម្ម	បំណុល និង ដើមទុន	រូបិយប័ណ្ណត្រូវទទួល ខ្ទង់ក្រៅតារាងតុល្យការ	រូបិយប័ណ្ណត្រូវសង ខ្ទង់ក្រៅតារាងតុល្យការ	៥ = ១-២+៣-៤			
		១	២	៣	៤	៥ = ១-២+៣-៤			
១	ដុល្លារអាមេរិក	១៣០.៧៦២.៨៥២	១៣០.៩៨១.៨៤៨	៩២០.៨១៣	៩២០.៨១៣	(២១៨.៩៩៦)	-០,១១%	មិនមាន	មិនមាន
២	រៀល	១.២១១.៧២០.៩៣៥	១.២១១.៣៤១.១៤៥	៣៣០.១៦០.២៧១	៣៣០.១៦០.២៧១	៣៧៩.៧៩០	០,១៩%	មិនមាន	មិនមាន
៣	ឥឡូវ	២.៦៤១.០២៤	២.៦៤១.០២៤	-	-	-	០,០០%	២០%	គ្មាន
៤	ដុល្លារសិង្ហបុរី	៨៨.៣៩៩	៨៨.៣៩៨	-	-	១	០,០០%	២០%	គ្មាន
៥	ដុល្លារហុងកុង	២៧.៨១៥	២៧.៨១៤	-	-	១	០,០០%	២០%	គ្មាន
៦	បាត	៨៥៩.១៦៦	៨៥៩.១៦៦	-	-	-	០,០០%	២០%	គ្មាន
៧	យ៉េន	២៣៨.៥៩៤	២៣៨.៥៩៤	-	-	-	០,០០%	២០%	គ្មាន
៨	ប៊េសូ	-	-	-	-	-	០,០០%	២០%	គ្មាន
៩	ដុល្លារ អូស្ត្រាលី	១៧.០០៧.៩០៤	១៧.០០៧.៩០៣	-	-	១	០,០០%	២០%	គ្មាន
១០	ដុល្លារ កាណាដា	៨.៥៧៨	៨.៥៧៨	-	-	-	០,០០%	២០%	គ្មាន
១១	ផោន	១៨៩.៣៦៦	១៨៩.៣៦៦	-	-	-	០,០០%	២០%	គ្មាន
១២	យ៉ាន់	១៥.៨២១	១៥.៨២១	-	-	-	០,០០%	២០%	គ្មាន
១៣	រ៉ូន	-	-	-	-	-	០,០០%	២០%	គ្មាន
១៤	ដុល	-	-	-	-	-	០,០០%	២០%	គ្មាន
១៥	ផ្សេងៗ	២៨៣.៧១៧	៤៤៤.៥១៤	-	-	(១៦០.៧៩៧)	-០,០៨%	២០%	គ្មាន
	សរុប	១.៣៦៣.៨៤៤.១៧១	១.៣៦៣.៨៤៤.១៧១	៣៣១.០៨១.០៨៤	៣៣១.០៨១.០៨៤	-			

របាយការណ៍ហិរញ្ញវត្ថុ

ព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃកម្ពុជា

តារាង៦

ការកំណត់ទ្រនាប់ដើមទុន
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

អនុបាតដើមទុនថ្នាក់ទី១		អនុបាតដើមទុន ខនស៊ីវិសិន អប្បបរមា (គិតជាភាគរយនៃប្រាក់ចំណេញប្រចាំឆ្នាំហិរញ្ញវត្ថុ)	
≥ MCR1 (7.5%) ទៅ (MCR1 + 0.625%)		១០០	
> (MCR1 + 0.625%) ទៅ (MCR1 + 1.25%)		៨០	
> (MCR1 + 1.25%) ទៅ (MCR1 + 1.85%)		៦០	
> (MCR1 + 1.85%) ទៅ (MCR1 + 2.5%)		៤០	
> (MCR1 + 2.5%)		០	
ធនាគារ			
បញ្ញត្តិជាក់លាក់សម្រាប់អនុវត្តចំពោះគ្រឹះស្ថាន៖		%	
អនុបាតសាធនភាពអប្បបរមា =		១៥	
អនុបាតដើមទុនថ្នាក់ទី១ អប្បបរមា =		៧,៥	
ទ្រនាប់ដើមទុនខនស៊ីវិសិន (%) =		១,២៥	
ទ្រនាប់ដើមទុនខោនស៊ីវិស្វីខល (%) =		០	
ទ្រនាប់ដើមទុនដែលត្រូវបំពេញ		ទឹកប្រាក់	គិតជា % នៃទ្រព្យសកម្មដែលបានឆ្លង តាមកម្រិតហានិភ័យ RWA
ទ្រនាប់ដើមទុនខនស៊ីវិសិន		១៣.១១៩.២៤៥	១,២៥
ទ្រនាប់ដើមទុនខោនស៊ីវិស្វីខល		-	-
ទ្រនាប់ដើមទុនសរុប		១៣.១១៩.២៤៥	១,២៥
ដើមទុនថ្នាក់ទី ១		១៣៨.៩០៦.៧០៩	១៣,២៤
ដើមទុនថ្នាក់ទី ២		៥៨.៨៨០.២៨០	៥,៦១
ដើមទុនសរុប (មូលនិធិផ្ទាល់សុទ្ធ)		១៩៧.៧៨៦.៩៨៩	១៨,៨៥
ទ្រព្យសកម្មដែលបានឆ្លងតាមកម្រិតហានិភ័យ - RWA		១.០៤៩.៥៣៩.៥៦៦	
ដើមទុនថ្នាក់ទី១ ដែលត្រូវការសម្រាប់អនុបាតសាធនភាព		៩៨.៥៥០.៦៥៥	៩,៣៩
ដើមទុនថ្នាក់ទី១ ដែលនៅសល់សម្រាប់ទ្រនាប់ដើមទុន		៤០.៣៥៦.០៥៤	៣,៨៥
តម្រូវការដើមទុនថ្នាក់ទី១ ដែលត្រូវបំពេញបន្ថែម			
អនុបាតដើមទុនថ្នាក់ទី១អប្បបរមា + ដើមទុនថ្នាក់ទី១នៅសល់ + សម្រាប់បំពេញទ្រនាប់ដើមទុន			១១,៣៥
អនុបាតដើមទុនបម្រុងអប្បបរមា (គិតជាភាគរយនៃប្រាក់ចំណេញប្រចាំឆ្នាំហិរញ្ញវត្ថុ)			-

របាយការណ៍ហិរញ្ញវត្ថុ

ព័ត៌មានហិរញ្ញវត្ថុបន្ថែមទៅតាមតម្រូវការរបស់ ធនាគារជាតិ នៃ កម្ពុជា

ការគណនាអនុបាតផ្សេងៗ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

តារាង៧

ដើមទុន	ដុល្លារអាមេរិក
១ មូលធន ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១១,៧៥%
ក- មូលធន	១៦០.២១៤.៨៦៩
ខ- ទ្រព្យសកម្មសរុប	១.៣៦៣.៨៤៤.១៧១
២ ដើមទុនថ្នាក់ទី១ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១០,១៨%
ក- ដើមទុនថ្នាក់ទី១	១៣៨.៩០៦.៧០៩
ខ- ទ្រព្យសកម្មសរុប	១.៣៦៣.៨៤៤.១៧១
៣ ដើមទុនថ្នាក់ទី១ ធៀបនឹងទ្រព្យសកម្មដែលឆ្លងហានិភ័យ (ក/ខ)	១៣,២៤%
ក- ដើមទុនថ្នាក់ទី១	១៣៨.៩០៦.៧០៩
ខ- ទ្រព្យសកម្មដែលឆ្លងហានិភ័យ	១.០៤៩.៥៣៩.៥៦៦
៤ ដើមទុនថ្នាក់ទី១+ដើមទុនថ្នាក់ទី២ ធៀបនឹងទ្រព្យសកម្មដែលឆ្លងហានិភ័យ(ក/ខ)	១៨,៨៥%
ក- ដើមទុនថ្នាក់ទី១ + ដើមទុនថ្នាក់ទី២	១៩៧.៧៦៦.៩៨៩
ខ- ទ្រព្យសកម្មដែលឆ្លងហានិភ័យ	១.០៤៩.៥៣៩.៥៦៦
៥ មូលនិធិផ្ទាល់សុទ្ធ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១៤,៥០%
ក- មូលនិធិផ្ទាល់សុទ្ធ	១៩៧.៧៦៦.៩៨៩
ខ- ទ្រព្យសកម្មសរុប	១.៣៦៣.៨៤៤.១៧១
៦ អនុបាតសាធនភាព (ក/ខ)	១៨,៨៥%
ក- មូលនិធិផ្ទាល់សុទ្ធ	១៩៧.៧៦៦.៩៨៩
ខ- ទ្រព្យសកម្មដែលឆ្លងហានិភ័យ	១.០៤៩.៥៣៩.៥៦៦
៧ បំណុល ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	៨៨,២៥%
ក- បំណុលសរុប	១.២០៣.៦២៩.៣០២
ខ- ទ្រព្យសកម្មសរុប	១.៣៦៣.៨៤៤.១៧១
៨ បំណុល ធៀបនឹងមូលធន (ក/ខ)	៧៥១,២៦%
ក- បំណុលសរុប	១.២០៣.៦២៩.៣០២
ខ- មូលធន	១៦០.២១៤.៨៦៩
៩ ភាគលាភ ធៀបនឹងចំណេញសុទ្ធ (ក/ខ)	០,០០%
ក- ភាគលាភ	-
ខ- ចំណេញសុទ្ធ	២២.៦៩១.៣២៤
គុណភាពទ្រព្យសកម្ម	ដុល្លារអាមេរិក
១០ ទុនបម្រុងធនាគារ ធៀបនឹងឥណទានសរុប (ក/ខ)	១,៨៩%
ក- ទុនបម្រុងសរុប	១៧.៥០០.០០០
ខ- ឥណទានសរុប (ដុល)	៩២៤.២៨២.៩៧៤
១១ ទុនបម្រុងធនាគារ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១,២៨%
ក- ទុនបម្រុងសរុប	១៧.៥០០.០០០
ខ- ទ្រព្យសកម្មសរុប	១.៣៦៣.៨៤៤.១៧១
១២ ឥណទានមិនដំណើរការ ធៀបនឹងឥណទានសរុប (ក/ខ)	០,៤១%
ក- ឥណទានមិនដំណើរការ	៣.៧៧៦.៧៨១
ខ- ឥណទានសរុប (ដុល)	៩២៤.២៨២.៩៧៤
១៣ ឥណទានមិនដំណើរការ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,២៨%
ក- ឥណទានមិនដំណើរការ	៣.៧៧៦.៧៨១
ខ- ទ្រព្យសកម្មសរុប	១.៣៦៣.៨៤៤.១៧១

គុណភាពទ្រព្យសកម្ម	ដុល្លារអាមេរិក
១៤ ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់ធៀបនឹងឥណទានសរុប (ក/ខ)	០,៤១%
ក- ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់	៣.៧៧៦.៧៨១
ខ- ឥណទានសរុប (ដុល)	៩២៤.២៨២.៩៧៤
១៥ ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,២៨%
ក- ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់	៣.៧៧៦.៧៨១
ខ- ទ្រព្យសកម្មសរុប	១.៣៦៣.៨៤៤.១៧១
១៦ ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់ធៀបនឹងមូលធនសរុប (ក/ខ)	២,៣៦%
ក- ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់	៣.៧៧៦.៧៨១
ខ- មូលធន	១៦០.២១៤.៨៦៩
១៧ ឥណទានភាគីពាក់ព័ន្ធ ធៀបនឹងឥណទានសរុប (ក/ខ)	០,២៩%
ក- ឥណទានភាគីពាក់ព័ន្ធ	២.៧១៦.៨៦១
ខ- ឥណទានសរុប (ដុល)	៩២៤.២៨២.៩៧៤
១៨ ឥណទានហានិភ័យធំ ធៀបនឹងឥណទានសរុប (ក/ខ)	១១,៦៥%
ក- ឥណទានហានិភ័យធំ	១០៧.៧០៤.៣៤៥
ខ- ឥណទានសរុប (ដុល)	៩២៤.២៨២.៩៧៤
១៩ ឥណទានភាគីពាក់ព័ន្ធ ធៀបនឹងមូលនិធិផ្ទាល់សុទ្ធ (ក/ខ)	១,៣៧%
ក- ឥណទានភាគីពាក់ព័ន្ធ	២.៧១៦.៨៦១
ខ- មូលនិធិផ្ទាល់សុទ្ធ	១៩៧.៧៦៦.៩៨៩
២០ ឥណទានហានិភ័យធំ ធៀបនឹងមូលនិធិផ្ទាល់សុទ្ធ (ក/ខ)	៥៤,៤៥%
ក- ឥណទានហានិភ័យធំ	១០៧.៧០៤.៣៤៥
ខ- មូលនិធិផ្ទាល់សុទ្ធ	១៩៧.៧៦៦.៩៨៩
២១ សំវិធានធនទូទៅ ធៀបនឹងឥណទានសរុប (ក/ខ)	១,២៩%
ក- សំវិធានធនទូទៅ	១១.៨៨០.២៨០
ខ- ឥណទានសរុប (ដុល)	៩២៤.២៨២.៩៧៤
២២ សំវិធានធនជាក់លាក់ ធៀបនឹងឥណទានសរុប (ក/ខ)	០,២០%
ក- សំវិធានធនជាក់លាក់	១.៨៧៩.៨៤៥
ខ- ឥណទានសរុប (ដុល)	៩២៤.២៨២.៩៧៤
២៣ សំវិធានធនជាក់លាក់ ធៀបនឹងឥណទានមិនដំណើរការ (ក/ខ)	៤៩,៧៧%
ក- សំវិធានធនជាក់លាក់	១.៨៧៩.៨៤៥
ខ- ឥណទានមិនដំណើរការ	៣.៧៧៦.៧៨១
២៤ សំវិធានធនសរុប ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១,០១%
ក- សំវិធានធនសរុប	១៣.៧៦០.១២៥
ខ- ទ្រព្យសកម្មសរុប	១.៣៦៣.៨៤៤.១៧១
២៥ ឥណទាន ធៀបនឹងប្រាក់បញ្ញើ (ក/ខ)	៩២,៨៤%
ក- ឥណទានអតិថិជនមិនមែនធនាគារសរុប (ដុល)	៨៦៤.៦៦២.៧៣០
ខ- ប្រាក់បញ្ញើរបស់អតិថិជន	៩៣១.៤០៣.៧៤៩

របាយការណ៍ហិរញ្ញវត្ថុ

ព័ត៌មានហិរញ្ញវត្ថុបន្ថែមទៅតាមតម្រូវការរបស់ ធនាគារជាតិ នៃ កម្ពុជា

ចំណូល	ដុល្លារអាមេរិក
២៦ អត្រាចំណូលធៀបនឹងទ្រព្យសកម្ម (ក/ខ) ក- ចំណេញសុទ្ធ ខ- ទ្រព្យសកម្មសរុប	១,៦៦% ២២.៦៩១.៣២៤ ១.៣៦៣.៨៤៤.១៧១
២៧ ផលលើមូលធន (ក/ខ) ក- ចំណេញសុទ្ធ ខ- មូលធន	១៤,១៦% ២២.៦៩១.៣២៤ ១៦០.២១៤.៨៦៩
២៨ អត្រាចំណូលដុល (ក/ខ) ក- ចំណូលការប្រាក់ ខ- ទ្រព្យសកម្មសរុប	៤,៦៩% ៦៣.៩៩១.០៥៧ ១.៣៦៣.៨៤៤.១៧១
២៩ កម្រិតការប្រាក់សុទ្ធ ធៀបនឹងទ្រព្យសកម្មសរុប [(ក-ខ)/គ] ក- ចំណូលការប្រាក់ ខ- ចំណាយការប្រាក់ គ- ទ្រព្យសកម្មសរុប	២,៩៤% ៦៣.៩៩១.០៥៧ ២៣.៩០៤.៨៨៦ ១.៣៦៣.៨៤៤.១៧១
៣០ ចំណូលផ្សេងៗ ធៀបនឹងទ្រព្យសកម្មសរុប(ក/ខ) ក- ចំណូលផ្សេងៗ ខ- ទ្រព្យសកម្មសរុប	០,៦៨% ៩.២៥៣.៣៣៩ ១.៣៦៣.៨៤៤.១៧១
៣១ សំវិធានធន ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ) ក- សំវិធានធន ខ- ទ្រព្យសកម្មសរុប	១,០១% ១៣.៧៦០.១២៥ ១.៣៦៣.៨៤៤.១៧១
៣២ ចំណាយទូទៅ ធៀបនឹងទ្រព្យសកម្មសរុប(ក/ខ) ក- ចំណាយមិនមែនការប្រាក់ ខ- ទ្រព្យសកម្មសរុប	១,៩៥% ២៦.៦៤៨.១៨៦ ១.៣៦៣.៨៤៤.១៧១
៣៣ ចំណេញសុទ្ធមុនបង់ពន្ធ ធៀបនឹង ទ្រព្យសកម្មសរុប(ក/ខ) ក- ចំណេញសុទ្ធមុនបង់ពន្ធ ខ- ទ្រព្យសកម្មសរុប	២,០៩% ២៨.៥២១.១៣២ ១.៣៦៣.៨៤៤.១៧១
៣៤ ចំណាយពន្ធ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ) ក- ចំណាយពន្ធ ខ- ទ្រព្យសកម្មសរុប	០,៤៣% ៥.៨២៩.៨០៨ ១.៣៦៣.៨៤៤.១៧១
៣៥ កម្រិតការប្រាក់ ធៀបនឹងចំណូលដុល [(ក-ខ)/គ] ក- ចំណូលការប្រាក់ ខ- ចំណាយការប្រាក់ គ- ចំណូលដុល	៥៤,៧៣% ៦៣.៩៩១.០៥៧ ២៣.៩០៤.៨៨៦ ៧៣.២៤៤.៣៩៦
៣៦ ចំណូលមិនមែនការប្រាក់ ធៀបនឹងចំណូលដុល (ក/ខ) ក- ចំណូលមិនមែនការប្រាក់ ខ- ចំណូលដុល	១២,៦៣% ៩.២៥៣.៣៣៩ ៧៣.២៤៤.៣៩៦
៣៧ ចំណាយមិនមែនការប្រាក់ ធៀបនឹងចំណូលដុល (ក/ខ) ក- ចំណាយមិនមែនការប្រាក់ ខ- ចំណូលដុល	៣៦,៣៨% ២៦.៦៤៨.១៨៦ ៧៣.២៤៤.៣៩៦
៣៨ ចំនួនដងនៃការកកចំណូលការប្រាក់ [(ក+ខ)/គ] ក- ចំណេញមុនបង់ពន្ធ ខ- ចំណាយការប្រាក់ គ- ចំណាយការប្រាក់	២១៩,៣១% ២៨.៥២១.១៣២ ២៣.៩០៤.៨៨៦ ២៣.៩០៤.៨៨៦

សាច់ប្រាក់ងាយស្រួល	ដុល្លារអាមេរិក
៣៩ ទ្រព្យសកម្មងាយស្រួល ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ) ក- ទ្រព្យសកម្មងាយស្រួល ខ- ទ្រព្យសកម្មសរុប	២២,៤៥% ៣០៦.១៤៩.៤៩៧ ១.៣៦៣.៨៤៤.១៧១
៤០ បំណុលរយៈពេលខ្លី ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ) ក- បំណុលរយៈពេលខ្លី (តិចជាង១ឆ្នាំ) ខ- ទ្រព្យសកម្មសរុប	៧២,០៦% ៩៨២.៧៩៩.០៦០ ១.៣៦៣.៨៤៤.១៧១
៤១ ទ្រព្យសកម្មងាយស្រួលសុទ្ធ [(ក-ខ)/គ] ក- ទ្រព្យសកម្មងាយស្រួល ខ- បំណុលរយៈពេលខ្លី (តិចជាង១ឆ្នាំ) គ- បំណុលសរុប	-៥៦,២២% ៣០៦.១៤៩.៤៩៧ ៩៨២.៧៩៩.០៦០ ១.២០៣.៦២៩.៣០២
៤២ អនុបាតងាយស្រួល (ក/ខ) ក- ទ្រព្យសកម្មងាយស្រួល ខ- បំណុលរយៈពេលខ្លី	៣១,១៥% ៣០៦.១៤៩.៤៩៧ ៩៨២.៧៩៩.០៦០
៤៣ ប្រាក់បញ្ញើ ធៀបនឹងឥណទានសរុប (ក/ខ) ក- ប្រាក់បញ្ញើអតិថិជនសរុប ខ- ឥណទានអតិថិជន (ដុល)	១០៧,៧២% ៩៣១.៤០៣.៧៤៩ ៨៦៤.៦៦៨.៧៣០

បណ្តាញរបស់ធនាគារ

១៥៤ បណ្តាញធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

១៥៦ បណ្តាញសាខារបស់ក្រុមហ៊ុនមេ



បណ្តាញធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី



ទីតាំងសាខាធនាគារ

• សាខានរោត្តម ខាងជើង

អគារលេខ២០អា-បេ មហាវិថីព្រះនរោត្តម កែងផ្លូវ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

• សាខាចំការមន

ផ្ទះលេខ៧៦៣ ផ្លូវ៩៣ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ

• សាខាមហាវិថីព្រះសីហនុ

ផ្ទះលេខ៥៧អេហ្វ មហាវិថីព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

• សាខាមហាវិថីម៉ៅសេឡុង

ផ្ទះលេខ១៨៧ អ៊ី០អ៊ី១ មហាវិថីម៉ៅសេឡុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ

• សាខាអូឡាំពិក

ផ្ទះលេខ២០១ មហាវិថីហ្សាវាហារឡាលនេហ៍រុ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ

• សាខាទួលគោក

ផ្ទះលេខ១៥០អិនបេ និង ១៥០បេ១ អ៊ី០អ៊ី១អ៊ី២អ៊ី៣អ៊ី៤ ផ្លូវ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

• សាខាផ្សារហេងលី

ផ្ទះលេខ១២ហ្សេត ផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

• សាខាបាក់ទូក

ជាន់ផ្ទាល់ដី អគារវីត្រាស់ ផ្លូវ១៦៩ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ

• សាខាទឹកថ្លា

ជាន់ផ្ទាល់ដី អគារកាលីហ្វ័រនីញ៉ា សូសលហៅស៍ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

• សាខា Exchange Square

ជាន់ផ្ទាល់ដី អគារ Exchange Square ផ្លូវ៥១-៦១ និងផ្លូវ១០២-១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

• សាខាក្រុងព្រះសីហនុ

ផ្ទះលេខ៩០ វិថីកកាជ័យ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

• សាខាក្រុងសៀមរាប

ផ្ទះលេខ៣៨-៣៩-៤០ វិថីព្រះស៊ីវត្តា សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប

• សាខាក្រុងកំពង់ចាម

ភូមិ៤ សង្កាត់វាលវែង ក្រុងកំពង់ចាម ខេត្តកំពង់ចាម

• សាខាក្រុងបាត់ដំបង

ផ្ទះលេខ៩៨-៩៩ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង



មជ្ឈមណ្ឌល CIMB PREFERRED

• នរោត្តមខាងជើង

អគារលេខ ២០អា-បេ មហាវិថីព្រះនរោត្តម កែងផ្លូវ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

• ចំការមន

ផ្ទះលេខ៧៦៣ ផ្លូវ៩៣ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ

• អូឡាំពិក

ផ្ទះលេខ២០១ មហាវិថីហ្សាវាហារឡាលនេហ៍រុ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ

• ម៉ៅសេឡុង

ផ្ទះលេខ១៨៧ អ៊ី០អ៊ី១ មហាវិថីម៉ៅសេឡុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ

• ផ្សារហេងលី

ផ្ទះលេខ១២ហ្សេត ផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

• បាក់ទូក

ជាន់ផ្ទាល់ដី អគារវីត្រាស់ ផ្លូវ១៦៩ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ

• សាខាទឹកថ្លា

ជាន់ផ្ទាល់ដី អគារកាលីហ្វ័រនីញ៉ា សូសលហៅស៍ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

• ទួលគោក

ផ្ទះលេខ១៥០អិនបេ និង ១៥០បេ១ អ៊ី០អ៊ី១អ៊ី២អ៊ី៣អ៊ី៤ ផ្លូវ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

• ក្រុងសៀមរាប

ផ្ទះលេខ៣៨-៣៩-៤០ វិថីព្រះស៊ីវត្តា សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប

បណ្តាញរបស់ធនាគារ

បណ្តាញធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី



ទីតាំងម៉ាស៊ីនអេធីអិមប៊ី

• **អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ**

ស្ថានីយ៍អ្នកដំណើរមកដល់ ក្នុងអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ផ្លូវជាតិលេខ៤ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

• **ផ្សារទំនើប អ៊ីអន**

ក្រោយហាង Adidas ផ្សារទំនើបអ៊ីអន អគារលេខ១៣២ មហាវិថីសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

• **ផ្សារទំនើប អ៊ីអន សែន សុខ**

ជាន់ទី២ នៃផ្សារទំនើបអ៊ីអន ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ

• **ផ្សារទំនើប ម៉ាត្រូ**

អគារលេខ៥៧៣៤ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ

• **អគារ Exchange Square**

ជាន់ផ្ទាល់ដី អគារ Exchange Square ផ្លូវ៥១-៦១ និងផ្លូវ១០២-១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

• **ណាហ្គាវើល ១ និង ណាហ្គាវើល ២**

ផ្លូវសម្តេចតេជោហ៊ុនសែន រាជធានីភ្នំពេញ

• **ផ្សារទំនើប The Park Community Mall**

ផ្លូវជាតិលេខ១ សង្កាត់និរោធិ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

• **សណ្ឋាគារ និងភោជនីយដ្ឋាន Royal Inn**

ផ្ទះលេខ១២៨ខ្លី៦-៧-៨ មហាវិថីសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

• **ស្ថានីយ៍ប្រេងឥន្ធនៈ ភីអិចស៊ី (ពោធិ៍ចិនកុង)**

ផ្ទះលេខ៧អេ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

• **ស្ថានីយ៍ប្រេងឥន្ធនៈ លីម ឡុង (វង់ ស្រែង)**

ដីឡូត៍លេខ៩ មហាវិថីវង់ស្រែង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

• **ស្ថានីយ៍ប្រេងឥន្ធនៈ តូតាល់ (កម្ពុជាក្រោម)**

អគារលេខ៧៩៨ ផ្លូវ១២៨ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ

• **ស្ថានីយ៍ប្រេងឥន្ធនៈ តូតាល់ (ភ្នំពេញថ្មី)**

ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

• **ស្ថានីយ៍ប្រេងឥន្ធនៈ តូតាល់ (មុនីវង្ស)**

អគារលេខ៣៧០ ផ្លូវ៩៣ កែងផ្លូវ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

• **ស្ថានីយ៍ប្រេងឥន្ធនៈ តូតាល់ (ផ្លូវ២៧១)**

ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ

• **ផ្សារទំនើប Eden Garden**

មជ្ឈមណ្ឌលរាជធានីភ្នំពេញ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

• **អគារ Raintree**

អគារលេខ២៩៩ ផ្លូវព្រះអង្គខ្នង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

• **អគារ The Bridge**

អគារ The Bridge SoHo ភូមិ១៤ ផ្លូវវដ្តសភាជាតិ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

• **ផ្សារទំនើប Samai**

អគារលេខ២០២ ផ្លូវ៣៣៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

• **រោងចក្រស្រាបៀរអង្គរ (ខេត្តព្រះសីហនុ)**

ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

• **ផ្សារ Angkor Mini Mart (ខេត្តសៀមរាប)**

វិថីព្រះស៊ីវត្តា សង្កាត់ស្វាយដង្កំ ក្រុងសៀមរៀប ខេត្តសៀមរៀប

• **ផ្សារទំនើប ម៉ាត្រូ (ខេត្តសៀមរាប)**

ផ្លូវជាតិលេខ៦ ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទ បាគង ខេត្តសៀមរាប

បណ្តាញសាខារបស់ក្រុមហ៊ុនមេ

• CIMB GROUP HOLDINGS BERHAD

Level 13, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia
Tel: 603 2261 8888
Fax: 603 2261 0099
Website: www.cimb.com

• CIMB BANK BERHAD

Level 17, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia
Tel: 603 2261 8888
Fax: 603 2261 0099
Website: www.cimb.com

• CIMB INVESTMENT BANK BERHAD

Level 17, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia
Tel: 603 2261 8888
Fax: 603 2261 0099
Website: www.cimb.com

• CIMB ISLAMIC BANK BERHAD

Level 17, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia
Tel: 603 2261 8888
Fax: 603 2261 0099
Website: www.cimb.com

• PT BANK CIMB NIAGA TBK

Graha CIMB Niaga
16th Floor, Ji. Jend Sudirman Kav. 58
Jakarta 12190, Indonesia
Tel: 6221 250 5252/6221 250 5353
Fax: 6221 252 6749
Website: www.cimbniaga.co.id

• CIMB THAI BANK PUBLIC COMPANY LIMITED

44, Langsuan Road
Lumpini, Pathumwan
Bangkok 10330, Thailand
Tel: 662 638 8000/662 626 7000
Fax: 662 657 3333
Website: www.cimbthai.com

• CIMB BANK PLC

20A/B, Corner Preah Norodom
Boulevard & Street 118
Sangkat Phsar Chas
Phnom Penh 12203
Cambodia
Tel: 855 23 988 388
Fax: 855 23 988 099
Website: www.cimbbank.com.kh

• CIMB BANK (VIETNAM) LIMITED

Level 2, Cornerstone Building
16 Phan Chu Trinh
Hoan Kiem District
Hanoi, Vietnam
Tel: 84 24 3266 3388
Fax: 84 24 3266 3389
Website: www.cimbbank.com.vn

• CIMB BANK BERHAD Singapore Branch

30, Raffles Place #04-01
Singapore 048622
Tel: 65 6333 7777
Fax: 65 6337 5335
Website: www.cimb.com.sg

• CIMB BANK BERHAD London Branch

27, Knightsbridge
SW1X 7LY
United Kingdom
Tel: 44 0 20 7201 3150
Fax: 44 0 20 7201 3151
Website: www.cimb.com

• CIMB BANK BERHAD Shanghai Branch

Unit 1805-1807, Azia Center
1233, Lujiazui Ring Road
Pudong New District
Shanghai 200120, China
Tel: 86 21 2026 1888
Fax: 86 21 2026 1988
Website: www.cimb.com

• CIMB BANK BERHAD Hong Kong Branch

Rooms 2501 & 2507-2510
25th Floor, Gloucester Tower
The Landmark, 15 Queen's Road
Central, Hong Kong
Tel: 852 2586 7288
Fax: 852 2556 3863
Website: www.cimb.com

• CIMB BANK BERHAD Philippines Branch

28th Floor, ORE Central Building
9th Avenue Corner 31st Street
Bonifacio Global City, Taguig
1634 Philippines
Tel: 63 2 8858 0102
Fax: NIL
Website : www.cimbbank.com.ph

• CIMB BANK BERHAD Labuan Offshore Branch

Level 14(A), Main Office Tower
Financial Park Labuan
Jalan Merdeka
87000 W P Labuan, Malaysia
Tel: 6087 597 500
Fax: 6087 597 501
Website : www.cimb.com

• CIMB INVESTMENT BANK BERHAD Brunei Branch

14th Floor, PGGB Building
Jalan Kianggeh
Bandar Seri Begawan BS8111
Brunei Darussalam
Tel : 673 224 1888
Fax : 673 224 0999
Website: www.cimb.com

បណ្តាញរបស់ធនាគារ

បណ្តាញសាខារបស់ក្រុមហ៊ុនមេ

• **CIMB THAI BANK PCL**

Vientiane Branch

010, Lanexang Avenue
Unit 2, Ban Hatsadi
Chanthabury District
Vientiane, Lao PDR
Tel: 856 21 255 355
Fax: 856 21 255 356
Website: www.cimb.com

• **CIMB BANK (L) LIMITED**

Level 14(A), Main Office Tower
Financial Park Labuan
Jalan Merdeka
87000 W P Labuan, Malaysia
Tel: 6087 597 500
Fax: 6087 597 501
Website: www.cimb.com

• **TOUCH 'N GO SDN. BHD.**

Level 12, Tower 6, Avenue 5, The Horizon
No. 8, Jalan Kerinchi, Bangsar South
59200 Kuala Lumpur, Malaysia
Tel : 603 2714 8888
Fax : 603 2714 8889
Website : www.touchngo.com.my

• **CIMB TRUST LIMITED**

Level 14(A), Main Office Tower
Financial Park Labuan
Jalan Merdeka
87000 W P Labuan, Malaysia
Tel : 6087 414 252
Fax : 6087 411 855
Website: www.cimb.com

• **CIMB ISLAMIC TRUSTEE BERHAD**

Level 21, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia
Tel : 603 2261 8888
Fax : 603 2261 9887
Website : www.cimb.com

• **CIMB COMMERCE TRUSTEES BERHAD**

Level 21, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia
Tel : 603 2261 8888
Fax : 603 2261 9887
Website : www.cimb.com

• **ICIMB (MALAYSIA) SDN. BHD.**

19th Floor, Tower 5, Avenue 7
Bangsar South
No. 8, Jalan Kerinchi
59200 Kuala Lumpur, Malaysia
Tel : 603 2180 7198
Fax : 603 2180 7100
Website: www.cimb.com

• **ICIMB (MSC) SDN. BHD.**

19th Floor, Tower 5, Avenue 7
Bangsar South
No. 8, Jalan Kerinchi
59200 Kuala Lumpur, Malaysia
Tel : 603 2180 7198
Fax : 603 2180 7100
Website: www.cimb.com

• **CIMB FOUNDATION**

Level 17, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia
Tel: 603 2261 8888
Fax: 603 2261 8874
Website: www.cimbfoundation.com

• **CGS-CIMB SECURITIES SDN. BHD.**

Level 29, Menara Bumiputra-Commerce,
No. 11, Jalan Raja Laut
50350 Kuala Lumpur, Malaysia
Tel: 603 2635 8888
Fax: 603 2602 0119
Website: www.cgs-cimb.com.my

• **CGS-CIMB SECURITIES INTERNATIONAL PTE. LTD.**

10 Marina Boulevard #09-01
Marina Bay Financial Centre Tower 2
Singapore 018983
Tel: 65 6538 9889
Fax: 65 6323 1176
Website: www.cgs-cimb.com

• **PRINCIPAL ASSET MANAGEMENT BERHAD**

10th Floor, Bangunan CIMB
Jalan Semantan, Damansara Heights
50490 Kuala Lumpur, Malaysia
Tel: 603 2084 8888
Fax: 603 2084 8899
Website: www.principal.com.my

• **PRINCIPAL ISLAMIC ASSET MANAGEMENT SDN. BHD.**

10th Floor, Bangunan CIMB
Jalan Semantan, Damansara Heights
50490 Kuala Lumpur, Malaysia
Tel: 603 2084 8888
Fax: 603 2084 8899
Website: www.principalislamic.com

• **CIMB BANK BERHAD YANGON REPRESENTATIVE OFFICE**

1219, Level 12-A, Sakura Tower
Kyauktada Township, Yangon
Myanmar
Tel: 951 8 255 430
Fax: 951 8 255 430
Website: www.cimb.com

www.cimbbank.com.kh

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
២០អាបេ មហាវិថីព្រះនរោត្តម
កែងផ្លូវ១១៨ សង្កាត់ផ្សារចាស់
រាជធានីភ្នំពេញ
១២២០៣ ព្រះរាជាណាចក្រកម្ពុជា